

ឆ្ពោះទៅអនាគត



ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
របាយការណ៍ប្រចាំឆ្នាំ ២០១៩



ការផ្ដោតសំខាន់ លើអតិថិជន	បច្ចេកវិទ្យា និងទិន្នន័យ	ធនធានមនុស្ស	ការបណ្តាក់ទុន និងភាពជាដៃគូ	និរន្តរភាព
អភិវឌ្ឍ ដើម្បីក្លាយជាជម្រើសធនាគារថ្នាក់តំបន់ល្អបំផុត				



ដំណើរការ
នៅទូទាំងតំបន់អាស៊ាន
និងប្រទេសដទៃទៀត



មានបុគ្គលិក
បម្រើការប្រមាណ
៣៥.០០០នាក់






បណ្តាញសាខា
ជាង ៧០០កន្លែង



បម្រើអតិថិជន
ជាង ១៥លាននាក់



ផែនការយុទ្ធសាស្ត្រ

នៃ របាយការណ៍

០១



ទិដ្ឋភាពទូទៅ

- ៨ សាវតារធនាគារ
- ៩ ការប្តេជ្ញាលើគុណភាពសេវាកម្ម និងឧត្តមភាព
- ៩ តម្លៃស្នូលរបស់ស្ថាប័ន
- ១០ សាររបស់ប្រធានក្រុមប្រឹក្សាភិបាល
- ១៤ ការពិនិត្យមើលលទ្ធផលប្រតិបត្តិការរបស់ប្រធាននាយកប្រតិបត្តិ

០២



ការពិនិត្យមើលធុរកិច្ច

- ២០ សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម
- ២១ សេវាកម្មហិរញ្ញវត្ថុបុគ្គល
- ២២ សេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ
- ២៣ ធនធានសាជីវកម្ម
- ២៤ ហិរញ្ញវត្ថុ
- ២៥ ប្រតិបត្តិការ
- ២៦ គ្រប់គ្រងហានិភ័យ
- ២៨ បច្ចេកវិទ្យា និងប្រតិបត្តិការ
- ៣០ រចនាភិបាល និងទីផ្សារ
- ៣១ ទីផ្សារ និងទំនាក់ទំនង
- ៣២ សវនកម្មផ្ទៃក្នុង
- ៣២ នីតិកម្ម និងលេខាធិការក្រុមហ៊ុន
- ៣៣ បទពិសោធន៍សេវាកម្មអតិថិជន
- ៣៣ គ្រប់គ្រងផលិតផល

០៣



អភិបាលកិច្ចធនាគារ

- ៣៦ សេចក្តីថ្លែងការណ៍ ស្តីពីអភិបាលកិច្ចធនាគារ
- ៤៦ របាយការណ៍គណៈកម្មាធិការសវនកម្ម
- ៤៩ សេចក្តីថ្លែងការណ៍ ស្តីពីប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុង
- ៥៣ រចនាសម្ព័ន្ធនៃការគ្រប់គ្រង ពីក្រុមហ៊ុនមេ
- ៥៣ រចនាសម្ព័ន្ធក្រុមហ៊ុន
- ៥៤ របាយការណ៍ព័ត៌មានរបស់ធនាគារ

០៤



ព្រឹត្តិការណ៍សំខាន់ៗ និង
ការចុះផ្សាយ ក្នុងសារព័ត៌មាន
នៅឆ្នាំ២០១៩

៥៨ ព្រឹត្តិការណ៍សំខាន់ៗ
៦៣ ការចុះផ្សាយក្នុងសារព័ត៌មាន

០៥



ប្រវត្តិសង្ខេបរបស់
ក្រុមប្រឹក្សាភិបាល និង
គណៈកម្មាធិការគ្រប់គ្រង

៧២ ក្រុមប្រឹក្សាភិបាល
៧៧ លេខាធិការក្រុមហ៊ុនរួម
៨០ គណៈកម្មាធិការគ្រប់គ្រង

០៦



របាយការណ៍ហិរញ្ញវត្ថុ

៩០ របាយការណ៍ក្រុមប្រឹក្សាភិបាល
៩២ របាយការណ៍សវនករឯករាជ្យ
៩៤ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
៩៥ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ
៩៦ របាយការណ៍បម្រែបម្រួលមូលធន
៩៧ របាយការណ៍លំហូរសាច់ប្រាក់
៩៨ កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
១៥២ ព័ត៌មានហិរញ្ញវត្ថុបន្ថែមទៅតាមតម្រូវការរបស់
ធនាគារជាតិនៃកម្ពុជា

០៧



បណ្តាញរបស់ធនាគារ

១៦៨ បណ្តាញធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
១៧០ បណ្តាញសាខារបស់ក្រុមហ៊ុនមេ



ទិដ្ឋភាពទូទៅ

- ៨ សាវតារធនាគារ
- ៩ ការប្តេជ្ញាលើគុណភាពសេវាកម្ម និងឧត្តមភាព
- ៩ តម្លៃស្នូលរបស់ស្ថាប័ន
- ១០ សាររបស់ប្រធានក្រុមប្រឹក្សាភិបាល
- ១៤ ការពិនិត្យមើលលទ្ធផលប្រតិបត្តិការរបស់ប្រធាន
នាយកប្រតិបត្តិ



2

3

4

សាវតារធនាគារ



អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានចាប់ផ្តើមប្រតិបត្តិការ នៅក្នុងទីផ្សារប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបើកដំណើរការសាខាធនាគារពាណិជ្ជទី១ នៅ ចំណុចលាវពានីភ្នំពេញ។ រហូតមកដល់បច្ចុប្បន្ននេះ ធនាគារមានសាខាចំនួន ១៤កន្លែង ជាមួយនឹងម៉ាស៊ីនដាក់ប្រាក់ ១១កន្លែង ម៉ាស៊ីនដាក់មូលប្បទានបត្រ ១០កន្លែង និងម៉ាស៊ីន អេធីអិម ៣៩កន្លែង នៅក្នុងខេត្ត និងរាជធានីសំខាន់ៗចំនួនប្រាំ នៃព្រះរាជាណាចក្រកម្ពុជា រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។

បច្ចុប្បន្ននេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី កំពុងបម្រើសេវាកម្ម និងផ្តល់ផលិតផលធនាគារ ជូនដល់អតិថិជន ប្រមាណ ៣៥.០០០នាក់ ដែលរួមមានទាំងអតិថិជនជាបុគ្គល និងក្រុមហ៊ុន។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់ចំនួនអតិថិជន នៅក្នុងប្រទេសកម្ពុជា ធនាគារមាន ផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្ម ហិរញ្ញវត្ថុពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាធារណៈ សេវាប្រតិបត្តិការ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផងដែរ។

គិតត្រឹមខែធ្នូ ឆ្នាំ២០១៩ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី មាននិយោជិតជាង ៤០០នាក់ ដែលមានបទពិសោធន៍ និងជំនាញផ្សេងៗគ្នា ទាំងក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាវិស័យ ផ្សេងៗទៀតផងដែរ។ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី នៅក្នុងប្រទេសកម្ពុជា បានប្តេជ្ញាចិត្ត ក្នុងការកសាងវិស័យហិរញ្ញវត្ថុឲ្យរឹងមាំ និងយូរអង្វែងមួយ សម្រាប់អតិថិជនរបស់ខ្លួន ហើយនឹង បន្តព្យាយាមបង្កើតឱកាស និងគុណតម្លៃ តាមរយៈផលិតផល និងសេវាកម្មថ្មីៗ ដែលមាន អត្ថប្រយោជន៍ខ្ពស់។ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី មានមោទនភាពក្រៃលែង ដោយសារតែ យើងមិនត្រឹមតែជាអ្នកបម្រើសេវាកម្មហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូអាជីវកម្មដ៏ល្អមួយ របស់អតិថិជនផងដែរ ក្នុងការគាំទ្រពួកគេឲ្យធ្វើការសម្រេចចិត្តត្រឹមត្រូវ លើផ្នែកហិរញ្ញវត្ថុ និងការ វិនិយោគ។ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺជាសាខារបស់ ស៊ីអាយអិមប៊ី គ្រុប។

អំពី ស៊ីអាយអិមប៊ី គ្រុប

ស៊ីអាយអិមប៊ី គ្រុប គឺជាធនាគារសកលឈានមុខគេមួយ ក្នុងតំបន់អាស៊ាន និងជាដៃគូប្រឹក្សា សាធារណៈបំផុតមួយ ក្នុងតំបន់។ ស៊ីអាយអិមប៊ី គ្រុប ក៏នាំមុខគេ ក្នុងពិភពលោក លើផ្នែកហិរញ្ញវត្ថុ ឥស្លាមផងដែរ។

ស៊ីអាយអិមប៊ី គ្រុប មានទីស្នាក់ការកណ្តាល នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយ មានផ្តល់សេវាកម្មធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម សេវាកម្មគ្រប់គ្រងទ្រព្យធន ព្រមទាំងផលិតផល និងសេវាកម្មទូទាត់ តាមប្រព័ន្ធឌីជីថល។ ស៊ីអាយអិមប៊ី គ្រុប គឺស្ថិតក្នុង លំដាប់លេខ ៥ នៅអាស៊ីអាគ្នេយ៍ បើគិតលើទ្រព្យសកម្ម នៅចុងឆ្នាំ២០១៩ ដែលមានបុគ្គលិក ជាង ៣៥.០០០នាក់ និងអតិថិជនប្រហែល ១៥លាននាក់។

ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ីហាដ ត្រូវបានចុះបញ្ជី នៅលើទីផ្សារភាគហ៊ុន ប៊ូរសា ម៉ាឡេស៊ី (Bursa Malaysia) តាំងពីឆ្នាំ១៩៨៧ ជាមួយតម្លៃលើទីផ្សារភាគហ៊ុន ៥១,១ពាន់លាន រឹងហ្គីតម៉ាឡេស៊ី បើគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ទ្រព្យសរុប គិតត្រឹមចុងឆ្នាំ២០១៩ មានចំនួន ៥៧៣,២ពាន់លានរឹងហ្គីតម៉ាឡេស៊ី ជាមួយប្រាក់បម្រុងរបស់ភាគហ៊ុនិកសរុបចំនួន ៥៦,២ពាន់លានរឹងហ្គីតម៉ាឡេស៊ី ហើយទ្រព្យសរុបរបស់ធនាគារឥស្លាម មានចំនួន ១៣៣,៥ ពាន់លានរឹងហ្គីតម៉ាឡេស៊ី។ គិតត្រឹមចុងឆ្នាំ ២០១៩ ភាគហ៊ុនិកដែលមានភាគហ៊ុនច្រើនបំផុត គឺ Khazanah Nasional ដែលមាន ២៣,៧៧% នៃភាគហ៊ុនសរុប។ ប្រាក់បម្រុងសម្រាប់បុគ្គលិក (EPF) មានចំនួន ១២,៦៧% Permodalan Nasional Berhad មានចំនួន ១២,២០% និង Kumpulan Wang Persaraan (Diperbadankan) មានចំនួន ៥,៩០%។

ការប្តេជ្ញាលើគុណភាពសេវាកម្ម និងឧត្តមភាព

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺជាក្រុមហ៊ុន ដែលផ្តោតលើការដឹកនាំរបស់មនុស្ស។ នៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី អ្វីដែលយើងផ្តោតជាសំខាន់នោះ គឺការផ្តល់សេវាកម្មដល់អតិថិជន ឬក៏គាំទ្រដល់អ្នកដែលផ្តល់សេវាកម្ម ដល់អតិថិជន។

តាំងពីដើមរៀងមក អតិថិជន គឺជាចំណុចស្នូលនៃគ្រប់ការងារទាំងអស់ ដែលយើងបានធ្វើ។ គុណតម្លៃស្នូលទី១ របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺយើងផ្តោតការយកចិត្តទុកដាក់ លើអតិថិជន។ វត្តមានរបស់ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺដើម្បីអតិថិជន ហើយយើងផ្តល់ផលិតផល និងសេវាកម្ម ដែលអតិថិជនយល់ និងផ្តល់តម្លៃឲ្យ។

យើងក៏ផ្តោតសំខាន់ដូចគ្នាផងដែរ ទៅលើគុណតម្លៃស្នូលចំនួន ៤ ផ្សេងទៀត រួមមានសមិទ្ធផលខ្ពស់ ការផ្តល់លទ្ធភាពដល់បុគ្គលិក កម្លាំងចម្រុះ និងសុចរិតភាព។ យើងជឿជាក់ថា ការរួមបញ្ចូលគ្នានៃគុណតម្លៃស្នូលទាំងអស់នេះ ទៅលើគ្រប់យ៉ាង ដែលយើងធ្វើ នឹងបង្កើតនូវគុណតម្លៃយូរអង្វែង មិនត្រឹមតែសម្រាប់អតិថិជនប៉ុណ្ណោះទេ តែថែមទាំងសម្រាប់បុគ្គលិក និងភាគីពាក់ព័ន្ធរបស់យើងផងដែរ។

ដើម្បីសម្រេចបានគោលដៅសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានកំណត់គោលការណ៍ នៃសេវាកម្មអតិថិជនរបស់ខ្លួន ដើម្បីផ្តល់សេវាកម្មល្អប្រសើរ ជូនដល់អតិថិជន។ គ្រប់ពេលវេលាទាំងអស់ យើងនឹង៖


នៅធនាគារ
ស៊ីអាយអិមប៊ី ភីអិលស៊ី
អតិថិជន
គឺជាអ្វីដែលយើងផ្តោត
ការយកចិត្តទុកដាក់
ខ្លាំងបំផុត



ធ្វើការរកចិត្តអតិថិជន
ដោយការសំពះ



ផ្តល់សេវាកម្ម ភ្ជាប់ជាមួយនឹង
ស្មារតីល្អប្រសើរ



បម្រើសេវាកម្មអតិថិជន
ដោយកាត់បន្ថយ
រយៈពេលរង់ចាំ
មិនលើសពី ៥ នាទី



ផ្តោតទៅលើ
ដំណោះស្រាយ
សម្រាប់អតិថិជន

តម្លៃស្នូលរបស់ស្ថាប័ន

 ការយកចិត្តទុកដាក់ លើអតិថិជន យើងខ្ញុំតែងតែនៅជាមួយ អតិថិជន ដើម្បីធានាថា ពួកគេទទួលបានភាពរីករាយ និងការពេញចិត្ត។	 សមិទ្ធផលខ្ពស់ យើងខ្ញុំតែងតែខិតខំ បំពេញការងារ អស់ពីសមត្ថភាព និងលើសពីការរំពឹងទុក។	 សុចរិតភាព យើងខ្ញុំតែងតែរក្សានូវ សុចរិតភាព ទំនួលខុសត្រូវ និងគណនេយ្យភាព ក្នុងការបំពេញការងារ។	 ភាពចម្រុះគ្នា និងភាពរួមគ្នា យើងខ្ញុំជឿជាក់ថា អ្នកគ្រប់គ្នា សុទ្ធតែបានចូលរួមចំណែក ដោយមិនប្រកាន់ជាតិសាសន៍ ភេទ ឬគំនិតផ្សេងគ្នា។	 ភាពរហ័សរហួន យើងខ្ញុំបត់បែនយ៉ាង ឆាប់រហ័ស ក្នុងការផ្លាស់ប្តូរ ហើយធ្វើជាអ្នកដោះស្រាយ បញ្ហាឲ្យបានល្អ។
---	---	---	--	---

សាររបស់ប្រធានក្រុមប្រឹក្សាភិបាល



ធនាគារ ស៊ីអាយអិមប៊ី ទទួលស្គាល់ថា ឆ្នាំ២០១៩ គឺជាឆ្នាំ ដែលពិភពលោកបានជួបប្រទះនឹង បញ្ហាប្រឈមមួយចំនួន រួមមានសង្គ្រាមពាណិជ្ជកម្មដ៏អស្ចារ្យ ការកើនឡើងគោលនយោបាយ គាំពារនិយមនិងភាពមិនច្បាស់លាស់នៃផលប៉ះពាល់ពីការដកខ្លួនរបស់ចក្រភពអង់គ្លេសពីសហភាព អឺរ៉ុបជាដើម។ ទោះបីយ៉ាងនេះក្តី ប្រទេសកម្ពុជានៅតែអាចជម្នះនឹងការធ្លាក់ចុះ នៃសេដ្ឋកិច្ច ពិភពលោក។ ជាមួយនឹងកំណើនសេដ្ឋកិច្ចធ្លាក់ចុះបន្តិចក្នុងកម្រិត ៧% ក្នុងឆ្នាំ២០១៩ ធៀបនឹង កំណើនដ៏ល្អ ៧,៥% កាលពីឆ្នាំ២០១៨ ក៏ដោយ អត្រានេះនៅតែមានកម្រិតខ្ពស់ជាងប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលូតលាស់ឆាប់រហ័សដទៃទៀត ក្នុងតំបន់ដូចជា ប្រទេសវៀតណាម ឥណ្ឌូនេស៊ី ថៃ និងម៉ាឡេស៊ី។

ជាមួយនឹងចំនួនប្រជាជនសរុប ប្រមាណ ១៦,៥លាននាក់ ដែលមានអាយុ គិតជាមធ្យម ២៥ឆ្នាំ ប្រទេសកម្ពុជា ទទួលបានលំហូរវិនិយោគដោយផ្ទាល់ពីប្រទេស ក្នុងទឹកប្រាក់ ២,៨ពាន់លានដុល្លារ អាមេរិក ក្នុងឆ្នាំ២០១៩ ដែលកើនឡើង ១២% បើធៀបនឹងឆ្នាំ២០១៨។ ប្រទេសកម្ពុជានៅតែបន្ត ទាក់ទាញវិនិយោគិនថ្មីៗ តាមរយៈបរិយាកាសបទប្បញ្ញត្តិពាណិជ្ជកម្មសេរី ប្រកបដោយស្ថិរភាព និងអំណោយផល នៃទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្ររបស់ខ្លួន ដែលស្ថិតនៅចំណុចកណ្តាលនៃតំបន់ អាស៊ាន។ ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានជំរុញឲ្យមានកំណើន នៅក្នុង វិស័យសំខាន់ៗមួយចំនួន រួមមានវិស័យសំណង់ អចលនទ្រព្យ ដឹកជញ្ជូន និងទូរគមនាគមន៍ជាដើម ស្របជាមួយនឹងកំណើនចរ ក្នុងផ្នែកឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មមិនមែនកាត់ដេរ ក៏ដូចជា វិស័យសេវាកម្មផងដែរ។

ការវិវឌ្ឍសេដ្ឋកិច្ច និងនយោបាយ នាពេលថ្មីៗនេះ បានបង្កើតនូវចម្ងល់ ចំពោះសមត្ថភាពរបស់ ប្រទេសកម្ពុជា ក្នុងការសម្រេចគោលដៅរបស់ខ្លួន ដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០។ ទោះជា យ៉ាងនេះក្តី ធនាគារ ស៊ីអាយអិមប៊ី នៅជួយគាំទ្រប្រជាជនកម្ពុជាជានិច្ច ហើយបំពេញតួនាទីរបស់ ខ្លួន ក្នុងការរួមចំណែក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ។

ស្របតាមការប្តេជ្ញាចិត្តរបស់ខ្លួន ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា បានបង្កើតគុណ តម្លៃរបស់ខ្លួន ហើយនៅតែបន្តការងារ ដើម្បីរក្សាតំណែងរបស់ខ្លួន ក្នុងនាមជាកម្លាំងចលករដ៏សំខាន់ មួយ នៃកំណើនសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា។ ធនាគារ ស៊ីអាយអិមប៊ី បានកំណត់ប្រតិបត្តិការ អាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ជាមួយចក្ខុវិស័យយូរអង្វែងមួយ។ យើងសង្ឃឹមជឿជាក់ថា

ការចូលរួមរបស់ធនាគារនឹងរួមចំណែកបង្កើតនូវលទ្ធផលជាវិជ្ជមាន នៅក្នុងការរីកចម្រើន នៃវិស័យ ហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់។ ខណៈពេលដែលសេដ្ឋកិច្ចកម្ពុជាមានកំណើនកាន់តែ ខ្លាំង តម្រូវការរបស់អតិថិជន ដែលជាម្ចាស់សហគ្រាសខ្នាតតូច និងខ្នាតធំ ក៏ដូចជាអតិថិជនជា បុគ្គលមានការកើនឡើងផងដែរ។ ដូច្នេះយើងបានខិតខំប្រឹងប្រែង ដើម្បីធានាថា សេវាកម្មដែល ធនាគារផ្តល់ជូនអតិថិជន អាចជួយឆ្លើយតបនឹងអនាគតហិរញ្ញវត្ថុដ៏ស័ក្តិសម ដែលប្រជាជនកម្ពុជា ទាំងអស់គ្នាតែទទួលបាន និងប៉ងប្រាថ្នា។

ធនាគារ ស៊ីអាយអិមប៊ី បានកំណត់ទិសដៅខ្លួនឯង ជាធនាគារឈានមុខគេមួយ នៅក្នុងទីផ្សារ កម្ពុជា ជាមួយនឹងការផ្តល់នូវការប្រឹក្សាយោបល់ និងការណែនាំ ដែលនាំមកនូវអត្ថប្រយោជន៍ខ្ពស់ និងទាន់ពេលវេលា ដល់អតិថិជនគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍសេវាកម្ម និងផលិតផលធនាគារ ថ្មីៗ នៅទូទាំងប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០១៩ យើងបានបង្កើតក្រុមការងារឥណទានបុគ្គលថ្មីមួយ ដើម្បីបំពេញតាមតម្រូវការដែលកំពុងកើនឡើងរបស់អតិថិជនសម្រាប់ដំណើរការឥណទានប្រើប្រាស់ ផ្ទាល់ខ្លួន នៅក្នុងចំណោមប្រជាជនកម្ពុជា ដែលមានប្រាក់ចំណូលកម្រិតមធ្យម។ ជាមួយគ្នា នេះដែរ យើងក៏បាននាំយកប្រភេទឥណទានល្អៗដ៏សម្បូរបែប ដូចជាឥណទានគេហដ្ឋាន ឥណទាន រថយន្ត និងឥណទានបុគ្គលជាដើម កាលពីឆ្នាំកន្លងទៅ។

ភាពជោគជ័យ នៃផលិតផលថ្មីទាំងអស់នេះ និងការបន្តប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់នូវ សេវាកម្មប្រកបដោយគុណភាពនៅក្នុងប្រទេសកម្ពុជា បានឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលហិរញ្ញវត្ថុ ដ៏រឹងមាំ ដែលមានកំណើនថេរជាមួយនឹងប្រាក់ចំណេញមុនកាត់ពន្ធ ចំនួន ២២,៨៦លានដុល្លារ អាមេរិក ដែលបានកើនឡើង ៤០% បើធៀបនឹងឆ្នាំមុន ដែលសម្រេចបានសមិទ្ធផលល្អបំផុត ក្នុង ចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ស៊ីអាយអិមប៊ី គ្រប់។

ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា បានកត់ត្រាប្រាក់ចំណេញមុនកាត់ពន្ធខ្ពស់បំផុត ចំនួន ២២,៨៦លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ដែលបានកើនឡើងពីចំនួន ១៦,៣២លាន ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ស្មើនឹងកំណើនប្រចាំឆ្នាំ ១,៤ដង។ សមិទ្ធផលនេះត្រូវបានជំរុញ ចម្បង ដោយអនុបាតចំណាយធៀបនឹងចំណូល (CIR) វិជ្ជមាន ក្នុងអត្រា ៤០%។ ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា សម្រេចបានកំណើនឥណទាន ២៩% ដែលកើនដល់ ៦៩៦ លានដុល្លារអាមេរិក និងកំណើនប្រាក់បញ្ញើ ១៦% ដែលកើនដល់ ៧៩១លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំមុន។



“យើងសង្ឃឹមជឿជាក់ថា
ការចូលរួមរបស់ធនាគារ
នឹងរួមចំណែកបង្កើតនូវលទ្ធផល
ជាវិជ្ជមាន **នៅក្នុងការរីកចម្រើន**
នៃវិស័យហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា
ក៏ដូចជាក្នុងតំបន់។



សម្រាប់សមិទ្ធផល ក្នុងឆ្នាំ២០១៩ ផ្នែកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម បានរួមចំណែកដល់ កំណើនឥណទានសរុបរបស់ធនាគារ ក្នុងអត្រា ៥៨% ដែលបន្តកើនឡើងពីឆ្នាំ២០១៨ ហើយ អង្គភាពអាជីវកម្មថ្មីរបស់យើងគឺផ្នែកគ្រឹះស្ថានហិរញ្ញវត្ថុទទួលបានកំណើនឥណទានរបស់ខ្លួនលើស ពីគោលដៅ ក្នុងអត្រា ៧៩%។ ជាមួយគ្នានេះ ផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គល មានចំនួន ៦០% នៃ ប្រាក់បញ្ញើសរុបរបស់ធនាគារ និងមានកំណើន ១៣% បើធៀបនឹងឆ្នាំមុន។ ផ្នែកសេវាកម្មហិរញ្ញវត្ថុ សាជីវកម្ម រក្សាបានសន្ទុះកំណើនរបស់ខ្លួន ដោយការចាប់យកចំណែកទីផ្សារ ទាំងអតិថិជនក្នុង ស្រុក និងក្នុងតំបន់ ដោយសម្រេចបានកំណើនប្រាក់បញ្ញើ ក្នុងអត្រា ៥៦% បើធៀបនឹងឆ្នាំមុន។ ក្នុងអំឡុងឆ្នាំ២០១៩ ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា មានមោទនភាព ក្នុងការអនុលោម តាមបទប្បញ្ញត្តិទាំងអស់ ដែលដាក់ចេញដោយធនាគារជាតិនៃកម្ពុជា រួមមានការបំពេញតាមស្តង់ដារ ក្នុងការរក្សាឲ្យបានឥណទាន ១០% ជាប្រាក់រៀលខ្មែរ ហើយរក្សាអនុបាតឥណទានមិនដំណើរការ (NPL) ក្នុងអត្រា ០,១៥% ដែលស្ថិតក្នុងកម្រិតទាបជាងគេ នៅក្នុងវិស័យធនាគារ។

ធនាគារ ស៊ីអាយអិមប៊ី ចាត់ទុកសមិទ្ធផលទាំងនេះ កើតចេញពីវិជ្ជាជីវៈស្មោះត្រង់របស់បុគ្គលិក និងគុណតម្លៃស្នូលរបស់យើង ដែលគាំទ្រដល់ទិសដៅអាជីវកម្មរបស់ធនាគារ ស៊ីអាយអិមប៊ី ក្នុង ការធ្វើអាជីវកម្ម ក្នុងប្រទេសកម្ពុជា ដែលជួយដល់ការបន្តអភិវឌ្ឍសមត្ថភាពបុគ្គលិក។ ក្នុងឆ្នាំ២០១៩ ធនាគារស៊ីអាយអិមប៊ី បានរៀបចំវគ្គបណ្តុះបណ្តាល ១៦.០០០ម៉ោង ដែលគ្របដណ្តប់លើចំណេះដឹង និងជំនាញអនុវត្តន៍ការងារយ៉ាងទូលំទូលាយរួមមានជំនាញនិងសមត្ថភាពផ្នែកលក់សេវាកម្មអតិថិជន ការវិភាគឥណទាន ការគ្រប់គ្រងហានិភ័យ វិធាននិងការអនុវត្តច្បាប់ពាក់ព័ន្ធ ព្រមទាំងការយល់ដឹង

ពីប្រព័ន្ធ និងប្រតិបត្តិការធនាគារជាដើម។ កម្មវិធីបណ្តុះបណ្តាលសមត្ថភាព នៅក្នុងស្ថាប័នបែបនេះ ត្រូវបានរៀបចំឡើង ដល់បុគ្គលិកខ្មែរ ១០០% របស់យើង ដើម្បីធានាឱ្យបានយូរ ក្នុងការធានា ថា វិស័យធនាគាររបស់ប្រទេសកម្ពុជា មានជំនាញដែលត្រូវការ ដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ។


កត្តាខាងលើនេះអាចជាហេតុផលមួយ ដែលនាំឲ្យធនាគារ ស៊ីអាយអិមប៊ី ទទួលបានពានរង្វាន់ «ធនាគារអន្តរជាតិល្អបំផុត នៅកម្ពុជា» ម្តងទៀត ក្នុងឆ្នាំ២០១៩ ហើយជាឆ្នាំទី២ ដែលយើងត្រូវបាន ទទួលស្គាល់ពីរដ្ឋាភិបាលជាប់គ្នាសម្រាប់ការផ្តល់ជូនសេវាកម្មដ៏ល្អឥតខ្ចោះរបស់យើងជាមួយនឹងមោទនភាព ក្នុងប្រទេសកម្ពុជា។ ការសរសើរ និងកិត្តិយសដែលយើងទទួលបានកន្លងមក គឺអាស្រ័យលើការ ប្តេជ្ញាចិត្តខ្ពស់របស់យើង ចំពោះគុណតម្លៃស្នូលរបស់ធនាគារ ស៊ីអាយអិមប៊ី និងការអភិវឌ្ឍយ៉ាង ឆាប់រហ័ស ទៅនឹងតម្រូវការ និងការប្រែប្រួលរបស់អតិថិជន នៅទូទាំងប្រទេស។

ផ្អែកតាមការយល់ដឹងអំពីតម្រូវការរបស់អតិថិជន និងការផ្លាស់ប្តូរទិដ្ឋភាពរូបិយវត្ថុ ក្នុងប្រទេស កម្ពុជា ធនាគារ ស៊ីអាយអិមប៊ី បានដាក់ចេញនូវសេវាកម្មធនាគារ និងកម្មវិធីទូរសព្ទចល័ត តាមប្រព័ន្ធ អនឡាញផងដែរ។ ខណៈដែលកម្មវិធីទូរសព្ទចល័តរបស់យើងនៅតែបន្តអភិវឌ្ឍ ការដាក់ឲ្យដំណើរ ការដំបូង អនុញ្ញាតឲ្យម្ចាស់អាជីវកម្មអាចប្រើប្រាស់គណនីក្នុងស្រុក និងគណនីអាជីវកម្ម របស់ ធនាគារ ស៊ីអាយអិមប៊ី ក្នុងតំបន់អាស៊ានផងដែរ។ យើងមានផែនការច្បាស់លាស់ សម្រាប់ដំណាក់ កាលទីពីរ និងមានគម្រោងបន្តអភិវឌ្ឍ ក្នុងនាមជាធនាគារ ដែលផ្តល់ជូននូវសេវាកម្មធនាគារល្អៗ ដ៏សម្បូរបែប ដើម្បីផ្តល់ភាពងាយស្រួល ដល់អតិថិជនចាស់ និងថ្មី ដែលជាម្ចាស់អាជីវកម្ម។

ផ្នែកសេវាកម្មហិរញ្ញវត្ថុ
ពាណិជ្ជកម្ម បានរួមចំណែក
ដល់កំណើនឥណទានសរុប
របស់ធនាគារ ក្នុងអត្រា
៥៨%




ផ្នែកគ្រឹះស្ថានហិរញ្ញវត្ថុ
ទទួលបានកំណើនឥណទាន
របស់ខ្លួន លើសពីគោលដៅ
ក្នុងអត្រា ៧៩%



ផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គល
មានចំនួន ៦០% នៃ
ប្រាក់បញ្ញើសរុបរបស់ធនាគារ




ផ្នែកសេវាកម្មហិរញ្ញវត្ថុ
សាជីវកម្ម រក្សាបាន
សន្ទុះកំណើនរបស់ខ្លួន ដោយ
សម្រេចបានកំណើន
ប្រាក់បញ្ញើ ក្នុងអត្រា ៥៦%



ស្របពេលដែលភាពថ្លៃប្រឌិត និងសេវាកម្មអតិថិជន នៅតែជាបេះដូងនៃអ្វីដែលយើងអនុវត្ត ធនាគារ ស៊ីអាយអិមប៊ី ជឿជាក់យ៉ាងមុតមាំ លើការដើរតួនាទី ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដែល ក្នុងន័យនេះ យើងពេញចិត្តក្នុងការសម្លឹងមើល លើសពីការរួមចំណែកនៅក្នុងសេដ្ឋកិច្ច សម្រាប់ សង្គមមួយ ដែលយើងបង្កើតឡើង។ ក្នុងឆ្នាំ២០១៩ ធនាគារ ស៊ីអាយអិមប៊ី ចាក់ឫសគល់ខ្លួនឯង ក្នុង នាមជាអាជីវកម្មមួយ ដែលរួមរស់ជាមួយប្រទេសកម្ពុជា។ មិនខុសពីក្រុមហ៊ុនដទៃទៀត ធនាគារ ស៊ីអាយអិមប៊ី ត្រូវបានបង្កើតឡើងដោយធនធានមនុស្ស ដូច្នេះយើងតែងតែផ្តល់ត្រឡប់ ដល់សង្គម វិញ ជាមួយនឹងកម្មវិធីទំនួលខុសត្រូវសង្គម ដែលគ្របដណ្តប់ទៅលើវិស័យសុខាភិបាល សិក្សាអប់រំ សង្គម និងបរិស្ថានជាដើម។

យើងទទួលស្គាល់ ពីគុណតម្លៃនៃធនធានមនុស្សដែលបានរួមចំណែក ដល់ស្ថាប័នរបស់យើង។ ក្នុងន័យនេះ ធនាគារ ស៊ីអាយអិមប៊ី បានរៀបចំកម្មវិធីបរិច្ចាគឈាម ចំនួនពីរដង នៅរាជធានីភ្នំពេញ កាលពីខែមេសា និងខែតុលាកន្លងទៅ។ ដូចគ្នានេះដែរ ធនាគារ ស៊ីអាយអិមប៊ី មានក្តីសោមនស្ស រីករាយ ដែលបានបរិច្ចាគគ្រឿងឧបភោគបរិភោគ និងសម្ភារៈសិក្សា ដល់មណ្ឌលកុមារកំព្រា ក្នុង ខេត្តសៀមរាប ក៏ដូចជាផ្តល់នូវឧបករណ៍វេជ្ជសាស្ត្រ ដល់មន្ទីរពេទ្យតាមបណ្តាខេត្ត និងក្នុងរាជធានី ភ្នំពេញ។ ធនាគារ ស៊ីអាយអិមប៊ី ដឹងច្បាស់ផងដែរថា ធម្មជាតិដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃ លើសលប់របស់យើង ត្រូវតែមានការការពារចាំបាច់ ហើយយើងគិតដល់ការរួមចំណែកដ៏សាកសម មួយ ដោយការរៀបចំទិវាដាំកូនឈើ នាខែកក្កដា ឆ្នាំ២០១៩ ក្នុងខេត្តកំពង់ស្ពឺ ដែលជាវិធីសាស្ត្រ មួយ ក្នុងការផ្តល់ត្រឡប់ដល់សង្គមវិញ។

កិច្ចការទាំងនេះគ្រាន់តែជាចំណែកតូចមួយនៃកម្មវិធីទំនួលខុសត្រូវសង្គមដ៏ទូលំទូលាយដែល ធនាគារ ស៊ីអាយអិមប៊ី បានរៀបចំនាពេលកន្លងមក តែនេះជាការឆ្លុះបញ្ចាំង អំពីគុណតម្លៃ និងជា អំពើល្អរបស់យើង ដែលជាការដឹងគុណរបស់យើង ចំពោះប្រទេសកម្ពុជា។ តាងនាមឲ្យក្រុមប្រឹក្សា ភិបាល គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារ ស៊ីអាយអិមប៊ី ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ និងសម្តែងការគាំទ្រយ៉ាងពេញទំហឹង ដល់រាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃ កម្ពុជា និងអតិថិជនទាំងអស់របស់យើង ដែលតែងតែគាំទ្រ ជឿទុកចិត្តលើយើង ហើយបន្តរីកចម្រើន ជាមួយយើង ក្នុងឆ្នាំ២០១៩។ យើងសង្ឃឹមយ៉ាងមុតមាំថា ឆ្នាំ២០២០ ដែលឈរឡើងដោយបញ្ហា ប្រឈម និងឱកាសជាច្រើននេះ នឹងក្លាយជាឆ្នាំនៃភាពរីកចម្រើន សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា ដែលនឹងផ្តល់នូវការអភិវឌ្ឍ និងវិបុលភាព សម្រាប់ទាំងយើងអស់គ្នា។


Datuk Mohd Nasir Ahmad
ប្រធានក្រុមប្រឹក្សាភិបាល

ការពិនិត្យមើលលទ្ធផលប្រតិបត្តិការរបស់ប្រធាននាយកប្រតិបត្តិ

បរិយាកាសប្រតិបត្តិការ ឆ្នាំ២០១៩

ជាមួយនឹងកំណើនផលិតផលក្នុងស្រុកថេរ ក្នុងអត្រា ៧% ជាមធ្យមរាល់ឆ្នាំ អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាកំពុងតែមានស្ថានភាពល្អប្រសើរ ក្នុងការចាប់យកអត្ថប្រយោជន៍ ពីទីតាំងភូមិសាស្ត្ររបស់ខ្លួន ដែលស្ថិតនៅចំណុចកណ្តាលនៃតំបន់អាស៊ាន។ ដោយបានពង្រីកវិសាលភាពកាន់តែធំទូលាយតាមរយៈគោលនយោបាយសេដ្ឋកិច្ចទីផ្សារសេរីគុណសម្បត្តិភូមិសាស្ត្រនេះ បានជំរុញកំណើនអត្រានៃប្រជាជន ដែលមានចំណូលមធ្យម ហើយអត្រាភាពក្រីក្រត្រូវបានព្យាករណ៍ថា ធ្លាក់ចុះក្រោម ១០% ក្នុងឆ្នាំ២០១៩ ខណៈដែលអត្រាអ្នកគ្មានការងារ ស្ថិតក្នុងកម្រិតទាប ត្រឹមតែ ១,១% ប៉ុណ្ណោះ បើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍ អាស៊ី។

ទោះបីជាមានការថមថយបន្តិច នៃកំណើនសេដ្ឋកិច្ច ពីកម្រិត ៧,៥% ក្នុងឆ្នាំ២០១៨ មកត្រឹម ៧% ក្នុងឆ្នាំ២០១៩ តែដង្ហើមសេដ្ឋកិច្ចកម្ពុជា នៅរក្សាភាពល្អប្រសើរ កាលពីឆ្នាំមុន ដោយបានជម្នះបញ្ហាប្រឈមមួយចំនួន មិនធ្លាប់ជួបពីមុនមក ដែលបានប៉ះពាល់ ទៅលើវិស័យសំខាន់ៗ។

ទន្ទឹមនឹងនេះ វិស័យធនាគារ ក្នុងប្រទេសកម្ពុជា មានការរីកចម្រើនល្អប្រសើរផងដែរ ដោយគិតត្រឹមឆ្នាំ២០១៩ មានធនាគារពាណិជ្ជ ចំនួន៤៧ ធនាគារឯកទេស ចំនួន១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ចំនួន៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ចំនួន៧៦ ប្រតិបត្តិការឥណទានជនបទ ចំនួន២៤៥ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ចំនួន១៥ និងក្រុមហ៊ុនផ្តល់សេវាទូទាត់ចំនួន២១ នៅទូទាំងប្រទេសកម្ពុជា ដែលបានចុះបញ្ជី នៅធនាគារជាតិនៃកម្ពុជា។ កំណើននេះបាន


ឆ្លុះបញ្ចាំង តាមរយៈកំណើនទ្រព្យសកម្មសរុប នៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងឆ្នាំ២០១៩ ដែលមានទំហំទឹកប្រាក់ដល់ ៥១,៤ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងកំណើន ២៣,៤%។ គិតត្រឹមចុងឆ្នាំ២០១៩ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ បានកើនឡើងដល់ ១៩០% នៃទំហំផលិតផលក្នុងស្រុក។


ធនាគារជាតិនៃកម្ពុជា បានរាយការណ៍ថា គិតត្រឹមចុងឆ្នាំ២០១៩ ឥណទានដែលមិនទាន់បានទូទាត់ មានទំហំទឹកប្រាក់ចំនួន ៣២ ពាន់លានដុល្លារអាមេរិក ដែលមានអ្នកជាប់បំណុលប្រមាណ ៣,១ លាននាក់។ ធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ផងដែរថា ទ្រព្យសកម្មក្នុងស្រុក មានលំនឹងល្អ ក្នុងឆ្នាំ២០១៩ ខណៈដែលឥណទានក្នុងស្រុក បានកើនឡើងចំនួន ២១% ដែលបង្ហាញនូវតម្រូវការកើនឡើង និងឱកាសទូលំទូលាយ លើវិស័យធនាគារ ក្នុងប្រទេសកម្ពុជា។ ទ្រព្យសកម្មក្នុងស្រុកសុទ្ធ នៃវិស័យធនាគារ បានកើនឡើង ក្នុងអត្រា ០,៥% ស្មើនឹងទឹកប្រាក់ ៣៤.៨៥៦,១ ពាន់លានរៀល ឬប្រមាណ ៨,៥៦ ពាន់លានដុល្លារអាមេរិក។ ខណៈដែលធនាគារជាតិ នៃកម្ពុជាបានកត់សម្គាល់ថា ទ្រព្យសកម្មបរទេស ដែលបានតម្កល់ទុក ក្នុងវិស័យធនាគារកម្ពុជា មានកំណើន ២៦% ហើយបំណុលបរទេស មានកំណើន ២៥% ដែលមានទំហំទឹកប្រាក់សរុបបញ្ចូលគ្នា ៦៩.៤៤៣.៣ ពាន់លានរៀល ឬប្រមាណ ១៧ ពាន់លានដុល្លារអាមេរិក។ បើយោងទៅរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីអត្រាអតិផរណាក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះពី ២,៥% ក្នុងឆ្នាំ២០១៨ មកត្រឹម ២,២% ក្នុងឆ្នាំ២០១៩ ដែលធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមួយស្ថិត ក្នុងចំណោមប្រទេស ដែលមានអត្រាអតិផរណាទាបបំផុត នៅក្នុងតំបន់។

ប្រាក់ចំណេញមុនកាត់ពន្ធ
២២,៨៦ លាន
ដុល្លារអាមេរិក

FORWARD23
គោលបំណងថ្មីរបស់យើង
«បង្កើនភាពរីកចម្រើន
របស់អតិថិជន និងសង្គម»

អនុបាតឥណទានមិន
ដំណើរការ **0,១៥%**
ជាកម្រិតទាបបំផុតក្នុងវិស័យ
ធនាគារនៅប្រទេសកម្ពុជា


២៩% កំណើន
ឥណទាន
៦៩៦ លាន
ដុល្លារអាមេរិក


១៦% កំណើន
ប្រាក់បញ្ញើ
៧៩១ លាន
ដុល្លារអាមេរិក

“

យើងបន្តពុទ្ធករ ដើម្បីរក្សាតំណែង

របស់យើងក្នុងនាមជា

ធនាគារកំពូលទាំង១០

បើគិតលើទំហំ ឥណទាន និងប្រាក់បញ្ញើ

ហើយកិច្ចខិតខំប្រឹងប្រែងរបស់យើង គឺពិតជា

បានផ្ដេផ្ដា ដោយធនាគារ ស៊ីអាយអិមប៊ី

ក្នុងប្រទេសកម្ពុជា ស្ថិតក្នុងធនាគារ

កំពូលទាំង៣ បើគិតលើប្រាក់ចំណេញ។



លទ្ធផលប្រតិបត្តិការឆ្នាំ២០១៩

យើងមិនអាចបដិសេធបានឡើយ ដែលថាឆ្នាំ២០១៩ មានបញ្ហាប្រឈមមួយចំនួន ប៉ុន្តែធនាគារ ស៊ីអាយអិមប៊ី ពិតជាមានមោទនភាព ដែលបានជម្នះឧបសគ្គនានា ដោយទទួលបានឆ្នាំដ៏អស្ចារ្យ មួយទៀតនេះ។ ការឈ្នះពានរង្វាន់ «ធនាគារអន្តរជាតិល្អបំផុត នៅកម្ពុជា» ពីរឆ្នាំជាប់គ្នានេះ គឺជា សមិទ្ធផលដ៏សំខាន់មួយ ហើយកាន់តែពិសេសទៀតនោះ យើងសម្រេចបានឆ្នាំនៃកំណើនដ៏គួរ ឲ្យរីករាយបំផុតមួយផងដែរ។ ជាមួយនឹងកំណើនប្រាក់ចំណេញមុនកាត់ពន្ធចំនួន ២២,៨៦លាន ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា មានភាពលេចធ្លោ ក្នុង ចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនមេ ដោយមានកំណើនប្រាក់ចំណេញ រហូតដល់ ៤០% បើធៀបនឹងប្រាក់ចំណេញត្រឹមតែ ១៦,៣២លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។ ប្រាក់ចំណេញ របស់យើង មានកំណើនស្មើនឹង ១,៤ដង ខ្ពស់ជាងឆ្នាំកន្លងទៅ ដែលជាលទ្ធផលដ៏ល្អបំផុតរបស់យើង គិតត្រឹមពេលនេះ។ នេះគឺជាសមិទ្ធផលគំរូល្អមួយ ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិក ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេស កម្ពុជា បានកត់ត្រាទំហំឥណទានចំនួន ៦៩៦លានដុល្លារអាមេរិក ដែលមានកំណើន ២៩% បើធៀប នឹងឆ្នាំមុន ហើយទំហំប្រាក់បញ្ញើចំនួន ៧៩១លានដុល្លារអាមេរិក ដែលមានកំណើន ១៦% បើធៀប នឹងឆ្នាំមុន។ សរុបមក ឆ្នាំ២០១៩ បានកត់សម្គាល់នូវកំណើន ប្រកបដោយនិរន្តរភាព និងល្អប្រសើរ ទាំងផ្នែកឥណទាន និងប្រាក់បញ្ញើរបស់យើង។

ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា បានខិតខំប្រឹងប្រែងអស់ពីចិត្ត ក្នុងឆ្នាំ២០១៩ ដើម្បី លើកកម្ពស់ឥណទានជាប្រាក់រៀល ដោយអនុលោមតាមបទប្បញ្ញត្តិ របស់ធនាគារជាតិ នៃកម្ពុជា ហើយជាថ្មីម្តងទៀត យើងសម្រេចបានតាមលក្ខខណ្ឌតម្រូវ ក្នុងការរក្សាបញ្ជីឥណទានជាប្រាក់រៀល ១០% ខណៈដែលមានត្រឹមតែ ២% កាលពីចុងឆ្នាំ២០១៨។ ក្រៅពីនេះ យើងរក្សាបានអនុបាត ឥណទានមិនដំណើរការក្នុងអត្រា ០,១៥% ដែលជាសមិទ្ធផល ប្រកបដោយផ្លែផ្កាមួយទៀត ផងដែរ។

យើងបន្តពុះពារ ដើម្បីរក្សាតំណែងរបស់យើង ក្នុងនាមជាធនាគារកំពូលទាំង១០ បើគិតលើទំហំ ឥណទាន និងប្រាក់បញ្ញើ ហើយកិច្ចខិតខំប្រឹងប្រែងរបស់យើង គឺពិតជាបានផ្តុំផ្កា ដោយធនាគារ ស៊ីអាយអិមប៊ីក្នុងប្រទេសកម្ពុជា ស្ថិតក្នុងធនាគារកំពូលទាំង៣ បើគិតលើប្រាក់ចំណេញ។ យើង អាចស្ថិតក្នុងចំណុចនេះបាន ដោយផ្អែកលើកំណើនទំហំប្រតិបត្តិការ ក្នុងអត្រា ២០% គិតត្រឹម ចុងឆ្នាំ២០១៩ និងកំណើនអតិថិជនរឹងមាំ ក្នុងកម្រិត ១៥% ក្នុងឆ្នាំនេះផងដែរ។

យើងមានមោទនភាព ដែលបានប្រកាសសម្ពោធផលិតផល និងសេវាកម្មថ្មីៗ កាលពីឆ្នាំ២០១៩ ដើម្បីធានានូវការបំពេញតម្រូវការរបស់អតិថិជនដ៏ស្មោះស្ម័គ្ររបស់យើង។ នៅក្នុងស្មារតីនេះ យើង បានបើកដំណើរការសាខាមួយទៀតរបស់យើង នៅផ្សារទំនើប Exchange Square ក្នុងរាជធានី ភ្នំពេញ។ ជាពិសេស យើងពិតជាមានមោទនភាព ដែលបានបង្កើតឥណទានបុគ្គលថ្មីរបស់យើង ដើម្បីបំពេញតាមតម្រូវការកាន់តែល្អប្រសើរ របស់ប្រជាជនកម្ពុជា។ កាលពីពេលថ្មីៗនេះផងដែរ ធនាគារ ស៊ីអាយអិមប៊ីក្នុងប្រទេសកម្ពុជាបានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធសេវាកម្មធនាគារតាមអនឡាញ ដែលផ្តល់នូវភាពបត់បែនច្រើនជាងមុន ស្របពេលដែលប្រទេសយើង កាន់តែមានភាពរីកចម្រើន ផ្នែកឌីជីថល លើការគ្រប់គ្រងហិរញ្ញវត្ថុ។ នេះជាការផ្តល់ជូនបន្ថែម តាមរយៈការដាក់ដំណើរការ សេវាធនាគារតាមទូរសព្ទដៃ ដែលយើងរំពឹងថា នឹងអាចប្រតិបត្តិការពេញលេញ នាឆ្នាំខាងមុខ។

ចក្ខុវិស័យ សម្រាប់ឆ្នាំ២០២០

នៅទូទាំងសកលលោក ឆ្នាំ២០២០នេះមានការគំរាមកំហែង និងបញ្ហាប្រឈមមួយចំនួន ចំពោះ សេដ្ឋកិច្ចពិភពលោកទាំងមូល។ សង្គ្រាមពាណិជ្ជកម្មដ៏រ៉ាំរ៉ៃ ការរាតត្បាតនៃជំងឺ ដែលកំពុងតែបន្ត និងការធ្លាក់ចុះសេដ្ឋកិច្ចដ៏គួរឲ្យព្រួយបារម្ភ នឹងផ្តល់នូវផលវិបាកចម្បងៗ សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ក្នុងឆ្នាំ២០២០។ ខណៈដែលកំណើនផលិតផលក្នុងស្រុកសរុប របស់ ប្រទេសកម្ពុជា ត្រូវបានព្យាករណ៍ថា ស្ថិតក្នុងអត្រា ៦,៨% ក៏ដោយ តែយ៉ាងណាតួលេខនេះ ត្រូវ បានវាយតម្លៃ មុនពេលផ្ទុះជំងឺរលាកសួតថ្មី ដែលបង្កដោយវីរុស កូវីដ១៩ ដូច្នេះការព្យាករណ៍អាច នឹងមានការប្រែប្រួល ទៅតាមបញ្ហាជាក់ស្តែង ដែលពិភពលោកទាំងមូលត្រូវជួបប្រទះ។ វិស័យ ទេសចរណ៍ និងវិស័យកាត់ដេរ គឺជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា។ យើងកត់សម្គាល់ថាភ្ញៀវ ទេសចរអន្តរជាតិ មានការថយចុះ ១៤% ធៀបនឹងឆ្នាំមុន ខណៈដែលវិស័យកាត់ដេរកំពុងតែជួប ប្រទះបញ្ហាប្រឈមមួយចំនួន ដោយសារការប្តូរទីតាំងរបស់ក្រុមហ៊ុន ទៅរកទីផ្សារផលិតកម្ម ដែល កាន់តែមានភាពប្រកួតប្រជែងជាងមុន ដូចជាទៅកាន់ប្រទេសវៀតណាម និងបង់ក្លាដេសជាដើម។ ទោះជាយ៉ាងនេះក្តី ជាមួយសន្ទុះកំណើនសន្ទនីយភាព ដែលជំរុញដោយធនាគារជាតិ នៃកម្ពុជា និងសក្តានុពលដ៏ខ្លាំងក្លា តាមរយៈលំហូរវិនិយោគផ្ទាល់ពីបរទេស ប្រទេសកម្ពុជាទំនងជាអាច គ្រប់គ្រងបញ្ហាប្រឈមនេះបាន ដោយមានការជ្រោមជ្រែង ពីបទប្បញ្ញត្តិគាំទ្រដ៏រឹងមាំផងដែរ។

ផ្អែកលើតថភាពជាក់ស្តែង ឆ្នាំ២០១៩ គឺជាសមិទ្ធផលជោគជ័យមួយ ដែលមិនធ្លាប់មានពី មុនមក ពោល គឺធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា ទទួលបានកំណើនដ៏ល្អប្រសើរ នៅគ្រប់ ផ្នែកទាំងអស់នៃអាជីវកម្មរបស់ខ្លួន និងសម្រេចបានទិសដៅតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនទាំងមូល ចំពោះគោលដៅ Forward23 របស់យើង។ ជាការពិតណាស់ ឆ្នាំ២០២០ នឹងបង្កបញ្ហាប្រឈម និងការរិះខ្សោយ សម្រាប់ធនាគារស៊ីអាយអិមប៊ី ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។ យ៉ាងណាក៏ដោយ ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា យើងអាចឆ្ពោះទៅមុខ ដោយផ្អែកលើសន្ទុះកំណើន នៃឆ្នាំ២០១៩ និងកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលយើងសម្រេចបានពីមុនមក។ ក្នុងន័យនេះ ការប្រកាន់ខ្ជាប់ នឹងគុណតម្លៃស្នូលរបស់យើង នឹងក្លាយជាគន្លឹះសំខាន់ ក្នុងការសម្រេចតាមគោលដៅឆ្នាំ២០២០។ សម្រាប់ឆ្នាំខាងមុខ យើងមានគោលដៅបង្កើនប្រាក់ចំណេញមុនកាត់ពន្ធ ក្នុងអត្រា ២១% ហើយ ពង្រឹងបន្ថែមទៅលើវិបុលភាព ដែលយើងសម្រេចបាន កាលពីឆ្នាំមុន។ តាមរយៈការបន្តអភិវឌ្ឍ បទពិសោធន៍សេវាកម្មអតិថិជន យើងបានកំណត់គោលដៅរបស់យើង ដើម្បីទទួលបានកំណើន ទំហំឥណទាន ក្នុងអត្រា ១៧% និងប្រាក់បញ្ញើ ក្នុងអត្រា ១៥% ដោយរក្សានូវអត្រាឥណទានមិន ដំណើរការ ក្នុងកម្រិតទាប ត្រឹម ០,៧៥% នៅត្រឹមចុង២០២០។ មួយក្នុងចំណោមចំណុចផ្ដោត គន្លឹះរបស់យើង ដើម្បីជួយសម្រេចគោលដៅទាំងអស់នេះ គឺប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់យើង ហើយជាមួយនឹងការធ្វើទំនើបកម្មបច្ចេកវិទ្យាទ្រង់ទ្រាយធំ នៅដើមឆ្នាំ២០២០ យើងនឹងចាប់យក អនាគត ហើយបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្នូល ស្របតាមការរំពឹងទុករបស់យើង។

ស្មារតីសហប្រតិបត្តិការ ប្រកបដោយសាមគ្គីភាព ការលះបង់ និងការសម្របខ្លួន គឺជាកត្តា ដែល ធ្វើឱ្យមានជំនឿចិត្តខ្ពស់បែបនេះ។ ខណៈដែលឆ្នាំ២០២០ អាចនាំមកបញ្ហាប្រឈមនានា តែឆ្នាំនេះ គឺជាពេលកំណត់ នៃឧបគម្រប់ ១០ឆ្នាំ នៃការបើកដំណើរការរបស់យើង ក្នុងប្រទេសកម្ពុជាផងដែរ។ បើក្រឡេកមើលថយក្រោយ នូវអ្វីដែលយើងធ្លាប់បានឆ្លងកាត់ អស់រយៈពេល ១០ឆ្នាំកន្លងមកនេះ ខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំ សម្រាប់ទសវត្សរ៍បន្ទាប់ និងគ្រប់ភាពរីកចម្រើន ប្រកបដោយក្តីរីករាយ ជាច្រើនទៀត ដែលកំពុងរង់ចាំយើង។

គោលដៅ FORWARD23

Forward23 គឺជាផែនការយុទ្ធសាស្ត្រ រយៈពេលមធ្យមរបស់យើង សម្រាប់ឆ្នាំ២០១៩-២០២៣។ យុទ្ធសាស្ត្រនេះ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ក្រុមហ៊ុនមេ ឆ្ពោះទៅរកការបង្កើតគុណតម្លៃ ប្រកបដោយនិរន្តរភាព សម្រាប់ភាគីពាក់ព័ន្ធរបស់យើង ហើយគោលដៅនេះត្រូវបានអនុវត្តដោយសេចក្តីថ្លែងការណ៍នៃគោលបំណងថ្មីរបស់យើង «បង្កើនភាពរីកចម្រើន ដល់អតិថិជន និងសង្គម»។

សម្រាប់គោលដៅឆ្នាំខាងមុខ យើងមានយុទ្ធសាស្ត្រសំខាន់ៗចំនួន ៥ចំណុច រួមមានការយកចិត្តទុកដាក់ លើអតិថិជន និងនិរន្តរភាព ការបណ្តាក់ទុន និងភាពជាដៃគូ បច្ចេកវិទ្យា និងទិន្នន័យ និងធនធានមនុស្សរបស់យើង។

ការយកចិត្តទុកដាក់ លើអតិថិជន

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យើងបានពង្រឹងបទពិសោធន៍សេវាកម្មអតិថិជនរបស់យើង ក្របខណ្ឌ និងវប្បធម៌ ក្នុងគោលបំណងក្លាយជាស្ថាប័ន ដែលផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើអតិថិជន។

ដោយសារបទពិសោធន៍សេវាកម្មអតិថិជន បានចាក់ឫសជាស្នូលនៃវប្បធម៌ របស់ធនាគារ ស៊ីអាយអិមប៊ី សសរគ្រឹះ នៃការយកចិត្តទុកដាក់ លើអតិថិជនកាន់តែទូលំទូលាយ ត្រូវបានផ្តោតបន្ថែម ក្នុងគោលដៅ Forward23។ សសរគ្រឹះនេះផ្តោតទៅលើការធ្វើឲ្យប្រសើរឡើង នូវការបម្រើសេវាកម្មអតិថិជន ដើម្បីលុបបំបាត់ នូវបញ្ហារាំងស្ទះ ដែលអាចកើតមាន ធ្វើឲ្យដំណើរការមានភាពសាមញ្ញ តាំងពីការចាប់ផ្តើម រហូតដល់ពេលបញ្ចប់ ហើយបែងចែកច្បាស់ ពីតម្រូវការរបស់អតិថិជន។

និរន្តរភាព

និរន្តរភាព គឺជាផ្នែកមួយ នៃយុទ្ធសាស្ត្រស្នូល Forward23។ សកម្មភាពការងារ ប្រកបដោយនិរន្តរភាព បានបង្ហាញក្នុងគោលការណ៍របស់ធនាគារ ស៊ីអាយអិមប៊ី អំពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការបង្កើតផលវិជ្ជមាន តាមរយៈប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់យើង។ ចំណុចផ្តោតសំខាន់របស់យើង គឺទៅលើការលើកម្ពស់ទម្លាប់អនុវត្តការងារ និងដំណើរការអាជីវកម្មរបស់យើង នៅទូទាំងក្រុមហ៊ុនមេ ប្រកបដោយនិរន្តរភាព។ ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា ចាត់វិធានការចាំបាច់នានា ដើម្បីសម្របជាមួយនឹងផ្នែកស្នូលថ្មីៗរបស់ក្រុមហ៊ុនមេ ដើម្បីធានាថា ការផ្តោតទៅលើសង្គមបរិស្ថាន និងសេដ្ឋកិច្ច គឺត្រូវបានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្រវាយតម្លៃ និងគ្រប់គ្រងហានិភ័យរបស់យើង។

ធនធានមនុស្ស

បរិយាកាសការងារដ៏អំណោយផល មានប្រសិទ្ធភាព ក្នុងការជួយជំរុញផលិតភាពការងាររបស់បុគ្គលិក។ យើងបាន និងកំពុងធ្វើការងារ ជាមួយនាយកដ្ឋានធនធានមនុស្សរបស់ក្រុមហ៊ុនមេ និងជំរុញគំនិតផ្តួចផ្តើម នៃការភ្ជាប់ទំនាក់ទំនងបុគ្គលិក ជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្តឲ្យមានការចូលរួម តាមរយៈគម្រោង សិក្ខាសាលា និងព្រឹត្តិការណ៍ផ្សេងៗ។ តាមរយៈគោលដៅ Forward23 ដើម្បីសម្រេចផែនការ ៣០% នៃបុគ្គលិករបស់យើង មានសមត្ថភាពផ្នែក 3D យើងមានការរៀបចំសកម្មភាពពាក់ព័ន្ធ វគ្គបណ្តុះបណ្តាល និងការធ្វើលំហាត់អនុវត្តជាច្រើនផងដែរ។ ការធ្វើបែបនេះ គឺដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាព ខាងផ្នែកឌីជីថលរបស់បុគ្គលិក ដើម្បីធានានូវសមត្ថភាព និងផលិតភាពល្អប្រសើរ។

ការបណ្តាក់ទុន និងភាពជាដៃគូ

ក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខទៀត យើងនឹងខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា ដើម្បីជំរុញរបៀបវារៈនៃការត្រៀមខ្លួន សម្រាប់អនាគត របស់ស៊ីអាយអិមប៊ី គ្រប ដោយធានានូវភាពទាក់ទងគ្នា ភាពយូរអង្វែង និងភាពរីកចម្រើន របស់ក្រុមហ៊ុនមេ ក្នុងរយៈពេលយូរអង្វែង។ ក្នុងឆ្នាំ២០១៩ យើងបានបង្កើតនាយកដ្ឋាន បណ្តាក់ទុន និងភាពជាដៃគូ របស់ស៊ីអាយអិមប៊ី គ្រប ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រទាំងអស់នៅទូទាំងខ្សែអាជីវកម្មនិងស្វែងរកក្រុមហ៊ុនបណ្តាក់ទុនយុទ្ធសាស្ត្របន្ថែម។

បច្ចេកវិទ្យា និងទិន្នន័យ

ជាផ្នែកមួយនៃការសម្រេចអនាគត នៃវិស័យធនាគារ បច្ចេកវិទ្យា ក្នុងសេវាកម្មធនាគារ មានការវិវឌ្ឍយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើននៃគំរូអាជីវកម្មថ្មីៗ ក្រុមហ៊ុនឧស្សាហកម្មចម្រុះគ្នា និងការរំពឹងទុករបស់អតិថិជន ដែលមានការកើនឡើង។ ដើម្បីគាំទ្រដល់ការបង្កើតផែនការ នៃការត្រៀមខ្លួន សម្រាប់អនាគតរបស់ក្រុមហ៊ុនមេ និងកំណត់ទីតាំងឡើងវិញ នៅក្នុងបរិយាកាសមិនអំណោយផលបែបនេះ ក្រុមហ៊ុនមេបានឆ្លងកាត់ការផ្លាស់ប្តូរបច្ចេកវិទ្យា និងទិន្នន័យច្រើនឆ្នាំ ដើម្បីជំរុញឲ្យកាន់តែមានភាពរឹងមាំ កាន់តែលឿន និងផ្តល់ដំណោះស្រាយ បែបឌីជីថល កាន់តែពិសេសជាងគេ។ ក្នុងការសម្រេចកិច្ចការនេះ ខ្ញុំសូមថ្លែងអំណរគុណ ដោយស្មោះត្រង់ដល់ដៃគូ ចំពោះអ្នករាល់គ្នា ដែលបានរួមចំណែកធ្វើឲ្យឆ្នាំនេះ ក្លាយជាឆ្នាំដ៏អស្ចារ្យមួយទៀត សម្រាប់ធនាគារ ស៊ីអាយអិមប៊ី។

ខ្ញុំសូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនដ៏ស្មោះស្ម័គ្ររបស់យើង ក្រុមប្រឹក្សាភិបាល បុគ្គលិក និងគណៈគ្រប់គ្រង ដែលអត់ធ្មត់ព្យាយាម ក្នុងការងារ ដោយមិនខ្លាចឆ្លើយហត់ ក៏ដូចជាគ្រួសារធនាគារ ស៊ីអាយអិមប៊ី ទាំងមូលផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិ នៃកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ ដែលតែងតែគាំទ្រណែនាំ និងផ្តល់ទំនុកចិត្ត ចំពោះធនាគារ ស៊ីអាយអិមប៊ី យើងខ្ញុំ។ យើងនឹងឈានឆ្ពោះទៅមុខ ក្នុងឆ្នាំ២០២០ ជាមួយនឹងផែនការច្បាស់លាស់ ដើម្បីភាពរីកចម្រើន ប្រកបដោយវិបុលភាព សម្រាប់ធនាគារ ស៊ីអាយអិមប៊ី អតិថិជន ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។


ហ៊ីង យ៉ីម
ប្រធាននាយកប្រតិបត្តិ



ការពិនិត្យមើលធុរកិច្ច

២០	សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម
២១	សេវាកម្មហិរញ្ញវត្ថុបុគ្គល
២២	សេវាកម្មហិរញ្ញវត្ថុសាធារណៈ សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ
២៣	ធនធានសាធារណៈ
២៤	ហិរញ្ញវត្ថុ
២៥	ប្រតិបត្តិតាម
២៦	គ្រប់គ្រងហានិភ័យ
២៨	បច្ចេកវិទ្យា និងប្រតិបត្តិការ
៣០	រក្សាភិបាល និងទីផ្សារ
៣១	ទីផ្សារ និងទំនាក់ទំនង
៣២	សវនកម្មផ្ទៃក្នុង
៣២	នីតិកម្ម និងលេខាធិការក្រុមហ៊ុន
៣៣	បទពិសោធន៍សេវាកម្មអតិថិជន
៣៣	គ្រប់គ្រងផលិតផល



សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម



សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បំពេញតម្រូវការដល់ពាណិជ្ជកររបស់ធនាគារ ដោយផ្តល់ជូននូវផលិតផលឥណទាន និងប្រាក់បញ្ញើ ព្រមទាំងសេវាកម្មប្រតិបត្តិការ ទៅដល់សហគ្រាសធុនតូច និង មធ្យម ក៏ដូចជាសហគ្រាសធំៗផងដែរ។

លទ្ធផលហិរញ្ញវត្ថុ និងសមិទ្ធផលសំខាន់ៗ ក្នុងឆ្នាំ ២០១៩



ឥណទានសរុបរបស់
សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម
បានកើនឡើង ៤០%



ប្រាក់បញ្ញើបាន
កើនឡើង ៥%



ប្រាក់ចំណូល
ប្រតិបត្តិការសរុប



អនុបាតគណនីចរន្ត/
គណនីសន្សំដ៏រឹងមាំចំនួន ៦៨%

ក្នុងឆ្នាំ២០១៩
ដោយរក្សាបានកម្រិត
ឥណទានមិនដំណើរការ
ត្រឹមតែ ០,១៧% ប៉ុណ្ណោះ

នៅក្នុងឆ្នាំ២០១៩ ឥណទានសរុបរបស់សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មបានកើនឡើង ៤០% ហើយប្រាក់បញ្ញើបានកើនឡើង៥% បើធៀបនឹងឆ្នាំចាស់ៗ។ ជាមួយនឹងកំណើនឥណទានរឹងមាំ និងការរួមចំណែកយ៉ាងល្អប្រសើរ ពីប្រាក់ចំណូលមិនមែនការប្រាក់ សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម ទទួលបានកំណើន នៃប្រាក់ចំណូលប្រតិបត្តិការសរុប រហូតដល់ ៣៣%។ អនុបាតគណនីចរន្ត/ គណនីសន្សំដ៏រឹងមាំចំនួន ៦៨% គឺជាសញ្ញាបញ្ជាក់ពីការគ្រប់គ្រងតារាងតុល្យការដ៏មានប្រសិទ្ធភាព ដែលនាំឲ្យមានការចំណាយថវិកាជារួម ក្នុងកម្រិតទាបៗ។ គុណភាពទ្រព្យសកម្ម របស់សេវាកម្ម ហិរញ្ញវត្ថុពាណិជ្ជកម្ម នៅតែមានភាពរឹងមាំ ក្នុងឆ្នាំ២០១៩ ដោយរក្សាបានកម្រិតឥណទានមិន ដំណើរការ ត្រឹមតែ ០,១៧% ប៉ុណ្ណោះ។

យើងបាននាំយកបណ្តាញទំនាក់ទំនងថ្នាក់តំបន់របស់ស៊ីអាយអិមប៊ី គ្របដណ្តប់ដល់ប្រយោជន៍ ទៅវិញទៅមករវាង ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា និងទីផ្សារសំខាន់ៗផ្សេងទៀត របស់ ស៊ីអាយអិមប៊ី គ្រប នៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី វៀតណាម និងថៃ។ ជាមួយនឹង ក្របខណ្ឌទំនាក់ទំនងថ្នាក់តំបន់នេះ យើងបានបង្កើតនូវគុណតម្លៃល្អប្រសើរបន្ថែមទៀត សម្រាប់ អតិថិជនរបស់យើង ដោយសម្រួលដល់ការស្វែងរកធនធានឆ្លងប្រទេស និងការពង្រីកអាជីវកម្ម សម្រាប់ពួកគេ។

ផែនការសម្រាប់ឆ្នាំ២០២០

ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំ និងសមត្ថភាពបុគ្គលិកដ៏ខ្លាំងក្លា យើងជឿជាក់យ៉ាងមុតមាំថា យើងនឹងទទួលបានលទ្ធផលល្អប្រសើរ ក្នុងការរក្សាបានគុណភាពទ្រព្យសកម្ម ក្នុងឆ្នាំ២០២០។ ទោះបីជាមានកត្តាប្រឈមនានា នៅក្នុងស្រុក និងជាសាកលក៏ដោយ យើងរំពឹងថា ប្រទេសកម្ពុជានៅតែរក្សាបានកំណើនសេដ្ឋកិច្ចល្អប្រសើរ ក្នុងឆ្នាំ២០២០ ដោយផ្តល់នូវឱកាសអាជីវកម្មកាន់តែច្រើន សម្រាប់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងសហគ្រាសធំៗ នៅក្នុងប្រទេស។

ក្នុងឆ្នាំ២០២០ យើងនឹងបន្តលើកកម្ពស់សមត្ថភាពក្រុមការងាររបស់យើង ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវសេវាកម្មបម្រើអតិថិជន ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ក៏ដូចជាការអភិវឌ្ឍ ផលិតភាពជារួម។ យើងនឹងបន្តវិនិយោគ លើការអភិវឌ្ឍសមត្ថភាពនិយោជិត តាមរយៈកម្មវិធីបណ្តុះបណ្តាល និងទិសដៅលើកកម្ពស់ជំនាញបន្ថែមទៀត។

ផលិតផលសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មទាំងអស់រួមមាន					
 ឥណទាន មានកាលកំណត់	 ឥណទានវិបាកបន្ត	 ឥណទាន សម្រាប់ទុនបង្វិល	 លិខិតធានា ពីធនាគារ	 លិខិតឥណទាន	 ផលិតផល និងសេវាកម្ម ហិរញ្ញប្បទាន ពាណិជ្ជកម្មផ្សេងៗ
 គណនីចរន្ត	 គណនីបញ្ញើ មានកាលកំណត់	 គណនីរូបិយប័ណ្ណប្រទេស	 គណនីបញ្ញើទុក ក្នុងដៃតិចជន	 សេវាកម្មប្តូរប្រាក់	 សេវាកម្មប្រតិបត្តិការ

សេវាកម្មហិរញ្ញវត្ថុបុគ្គល



នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល គឺជាគ្រឹះយ៉ាងសំខាន់ សម្រាប់ដំណើរការអាជីវកម្ម របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងប្រទេសកម្ពុជា ដែលមានបុគ្គលិកប្រមាណ៥០% នៃចំនួនបុគ្គលិកសរុបរបស់ធនាគារ។ នាយកដ្ឋាននេះ ផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារដ៏សម្បូរបែបដល់អតិថិជន។ នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល មានអង្គភាព ក្រោមចំណុះចំនួន៤ រួមមាននាយកដ្ឋានគ្រប់គ្រងសាខានិងការលក់ នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុអតិថិជនជាន់ខ្ពស់ (Preferred Banking) នាយកដ្ឋានឥណទានបុគ្គល និងនាយកដ្ឋានប័ណ្ណឥណទាន (Credit Card) ។

សមិទ្ធផលសំខាន់ៗ ក្នុងឆ្នាំ២០១៩

ឆ្នាំ២០១៩ គឺជាមោទនភាព ដ៏ធំមួយ របស់នាយកដ្ឋាន ហិរញ្ញវត្ថុបុគ្គលដែល សម្រេចបាននូវលទ្ធផល ដ៏គាប់ប្រសើរជាច្រើន ទាំងផ្នែកហិរញ្ញវត្ថុ ផលិតផល ទីផ្សារ រដ្ឋបាល និងអធិការកិច្ចល្អ ដែល យើងអាចគ្រប់គ្រងបាន នូវឥណទានមិនដំណើរការ ឲ្យស្ថិតនៅក្នុងកម្រិតមួយ ដ៏ទាបបំផុតផងដែរ។

សមិទ្ធផល សំខាន់ៗ រួមមាន៖



ប្រាក់បញ្ញើ កើនឡើង **១៣%** ធៀបនឹងឆ្នាំ២០១៨



ឥណទានគេហដ្ឋាន កើនឡើង **២១%** ធៀបនឹងឆ្នាំ២០១៨



ប្រាក់ចំណេញដុល កើនឡើង **២៦%** ធៀបនឹងឆ្នាំ២០១៨



ផ្តល់ជូននូវកញ្ចប់ផលិតផល និងសេវាកម្មពិសេសៗ ដែលគួរឲ្យទាក់ទាញសម្រាប់ អតិថិជន ចំពោះឥណទាន គេហដ្ឋាន ឥណទានរថយន្ត និង ឥណទានបុគ្គល



បង្កើតផលិតផល ឥណទានបុគ្គល សម្រាប់បំពេញ តម្រូវការអតិថិជន ដែលកំពុងកើន ឡើងយ៉ាងឆាប់រហ័ស



កែលម្អ និងធ្វើទំនើបកម្ម សាខា នៅក្នុងរាជធានីភ្នំពេញ



ធ្វើមជ្ឈការ លើកិច្ចការពាក់ព័ន្ធ និងការអនុលោមតាម វិធានច្បាប់ នៅតាមបណ្តាញ សាខាដើម្បីពង្រឹងសមត្ថភាព បុគ្គលិក ឲ្យកាន់តែល្អប្រសើរ ប្រកបដោយចីរភាព

កម្មវិធីអភិវឌ្ឍសមត្ថភាពនិយោជិត គឺជាអាទិភាពចម្បងមួយក្នុងចំណោមអាទិភាពផ្សេងៗរបស់យើង។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋាន និងក្រុមការងារអភិវឌ្ឍធនធានមនុស្ស យើង បានរៀបចំវគ្គសិក្សានិងបណ្តុះបណ្តាលសរុបចំនួន១៦,០០០ម៉ោងដោយជោគជ័យ លើការពង្រឹងជំនាញនិងសមត្ថភាពផ្នែកលក់ សេវាកម្មអតិថិជន ការវិភាគឥណទាន ការគ្រប់គ្រងហានិភ័យ វិធាននិង ការអនុវត្តច្បាប់ពាក់ព័ន្ធ ព្រមទាំងការយល់ដឹងពីប្រព័ន្ធ និងប្រតិបត្តិការធនាគារជាដើម។

ផែនការសម្រាប់ឆ្នាំ២០២០

វិធានការ និងយុទ្ធសាស្ត្រសំខាន់ៗជាច្រើន នឹងត្រូវបានដាក់ឲ្យអនុវត្ត ដើម្បីលើកកម្ពស់សេវាកម្មអតិថិជន និងបង្កើនសមិទ្ធផលអាជីវកម្ម។

សម្រាប់ឆ្នាំ២០២០ យើងនឹងផ្តោតលើចំណុច ខាងក្រោម៖

- ពង្រីកបណ្តាញទំនាក់ទំនង និងសេវាកម្ម តាមរយៈកម្មវិធី ភាពជាដៃគូអាជីវកម្ម
- បន្តផ្តល់ជូននូវផលិតផល និងសេវាកម្ម ប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញ
- បង្កើតភ្នាក់ងារលក់តាមរយៈអេឡិចត្រូនិច ដើម្បីបម្រើសេវាកម្មអតិថិជន កាន់តែងាយស្រួល
- ពង្រឹងបទពិសោធន៍ និងទំនាក់ទំនងអតិថិជន កាន់តែប្រសើរតាមរយៈការសម្រួល និងពន្លឿននីតិវិធីមួយចំនួន
- បន្តអភិវឌ្ឍសមត្ថភាព និងជំនាញរបស់បុគ្គលិក
- ធ្វើទំនើបកម្មសាខា និងបង្កើនប្រសិទ្ធភាពសេវាកម្មឲ្យកាន់តែល្អប្រសើរជូនអតិថិជន បន្តរក្សាកេរ្តិ៍ឈ្មោះ និងកិត្តិនាមធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។

សេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ



សេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ ទទួលបានលើការទំនាក់ទំនងរបស់ធនាគារ ជាមួយនឹងអតិថិជន ជាប្រភេទក្រុមហ៊ុន ដែលមានក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនថ្នាក់តំបន់ គ្រឹះស្ថានហិរញ្ញវត្ថុ ព្រមទាំងក្រុមហ៊ុនសាកល របស់ស៊ីអាយអិមប៊ី គ្រប ដែលកំពុងដំណើរការអាជីវកម្ម ក្នុងប្រទេសកម្ពុជា។ វិសាលភាព នៃនាយកដ្ឋាននេះ គឺរួមមានការស្វែងរកចំណូល ហិរញ្ញវត្ថុពាណិជ្ជកម្ម ការគ្រប់គ្រងសាច់ប្រាក់ សេវាកម្មប្រតិបត្តិការ និងភាពច្នៃប្រឌិតផលិតផលជាដើម។

សេចក្តីសង្ខេប ក្នុងឆ្នាំ២០១៩

ផ្អែកលើទិន្នន័យ របស់ធនាគារពិភពលោក បានបង្ហាញថា ទោះបីជាមានការធ្លាក់ចុះ នូវការ វិនិយោគ និងពាណិជ្ជកម្ម នៅថ្នាក់តំបន់ និងពិភពលោកក៏ដោយ ប្រទេសកម្ពុជា បានបន្តកំណើន សេដ្ឋកិច្ចរឹងមាំ នៅក្នុងឆ្នាំ២០១៩ ដែលមានកំណើនប្រមាណ ៧% ដែលរក្សាបាននូវកំណើន សេដ្ឋកិច្ចឆាប់រហ័សបំផុតមួយ នៅក្នុងតំបន់អាស៊ីខាងកើត និងតំបន់ប៉ាស៊ីហ្វិក។ កត្តាទាំងអស់នេះ បានមកពី កំណើននៃការនាំចេញ កំណើននៃវិស័យសំណង់ និងការវិនិយោគក្នុងស្រុក។ នៅក្នុង វិស័យហិរញ្ញវត្ថុ ប្រទេសកម្ពុជា បានបន្តលើកកម្ពស់គោលនយោបាយរួមចំណែក ប្រកបដោយ និរន្តរភាព និងបទប្បញ្ញត្តិសារពើពន្ធច្បាច់ចត់ ដែលជាលទ្ធផលនៃការកើនឡើងយ៉ាងឆាប់រហ័ស នៃការប្រមូលប្រាក់ចំណូលរបស់រដ្ឋាភិបាល និងការចំណាយដោយប្រុងប្រយ័ត្ន។ ហើយវាក៏បាន ធ្វើឲ្យផ្សាររូបនីយកម្មចម្រុះផងដែរ។

នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការ របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានបន្តសម្រេចជោគជ័យ សម្រាប់ឆ្នាំ២០១៩។ ប្រាក់ចំណូល ពីការប្រាក់ បានកើនឡើង ៣០% និងកម្រៃជើងសារ បានកើនឡើង ៧២% បើធៀបនឹងឆ្នាំចាស់ ជាមួយនឹងឥណទានមិន ដំណើរការ ក្នុងកម្រិតសូន្យ ហើយអនុបាតគណនីសន្សំ និងគណនីចរន្ត មានចំនួន ៨០%។ សមិទ្ធផលនេះបានកើតឡើង តាមរយៈការរួមបញ្ចូលគ្នា និងការបង្កើនភាពច្នៃប្រឌិត លើគុណភាព និងប្រភេទផលិតផល ព្រមទាំងការចាប់យកនូវក្រុមអតិថិជន ក្នុងវិស័យថ្មីៗ។

ក្រុមការងាររបស់យើងបានប្រឹងប្រែងបំពេញការងារ ឲ្យអស់លទ្ធភាពដើម្បីស្វែងយល់ពីការវិវឌ្ឍ អាជីវកម្ម និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់អតិថិជន ឲ្យកាន់តែស៊ីជម្រៅ លើសពីការបម្រើជូនសេវាកម្ម និងផលិតផល តាមទម្លាប់ចាស់។ ក្រុមការងាររបស់យើង បានខិតខំទាញប្រយោជន៍ ពីបណ្តាញ ថ្នាក់តំបន់ដ៏រឹងមាំ របស់ស៊ីអាយអិមប៊ី ដែលអតិថិជនរបស់យើងអាចទទួលបានផលិតផល និង សេវាកម្មដ៏ល្អប្រសើរបំផុត នៅគ្រប់ទីកន្លែង ដែលពួកគេប្រកបអាជីវកម្ម ក្នុងតំបន់អាស៊ាន។

ទស្សនវិស័យ ក្នុងឆ្នាំ២០២០


សម្រាប់ឆ្នាំ២០២០ និងឆ្នាំមុខទៀត ទោះជាយ៉ាងណាក៏ដោយ ភាពយឺតយ៉ាវ នៃសន្ទស្សន៍ពាណិជ្ជកម្ម និងការផ្ទុះឡើងនៃមេរោគកូវីដ១៩ អាចជាបញ្ហាប្រឈមដ៏ធំបំផុតមួយ ដល់សេដ្ឋកិច្ចពិភពលោក ទាំងមូល។ រាជរដ្ឋាភិបាល បានដាក់ចេញវិធានការចាំបាច់ ដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននានា បណ្តាលមកពីការប្រកួតប្រជែងខ្ពស់ នៅក្នុងតំបន់ ការបាត់បង់ដោយផ្នែក របស់ប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ដូចជាការថយចុះ នៃវិស័យទេសចរណ៍ និងការផ្ទុះឡើង នៃមេរោគកូវីដ១៩។ វិធានការទាំងអស់នោះ គឺរួមមានការពង្រឹងផលិតភាព ការបន្ធូរបន្ថយពន្ធ និងការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ។

ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា នឹងបន្តតួនាទីរបស់ខ្លួន ក្នុងការបំពេញតម្រូវការអតិថិជន ដែលបន្តភាពរីកចម្រើនរបស់ពួកគេ។ យើងនឹងបង្កើនភាពច្នៃប្រឌិត ដើម្បីស្របតាមតម្រូវការ ក្នុងវិស័យធនាគារសម័យទំនើប ការគ្រប់គ្រងហានិភ័យ និងសន្តិសុខបច្ចេកវិទ្យា។ ជាមួយគ្នានេះ ការប្តេជ្ញាចិត្តចម្បងរបស់យើង គឺបន្តប្រកាន់ខ្ជាប់ នូវការផ្តល់សេវាកម្មធនាគារ ដោយប្រុងប្រយ័ត្ន ដែលអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ របស់ធនាគារជាតិ នៃកម្ពុជា និងស្តង់ដារអន្តរជាតិ។



ផ្នែកគ្រឹះស្ថានហិរញ្ញវត្ថុ គឺជាអង្គភាពអាជីវកម្មថ្មីមួយ របស់ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេស កម្ពុជា ស្របទៅនឹងភាពចាំបាច់ និងកំណើន នៃគ្រឹះស្ថានហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា រួមទាំង គ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។ វិសាលភាព នៃការងារចម្បងរបស់អង្គភាពនេះ គឺផ្តល់ជូននូវ សាច់ប្រាក់ និងមូលនិធិ ទៅដល់គ្រឹះស្ថានហិរញ្ញវត្ថុនានា នៅក្នុងប្រទេស។

ធនធានសាធារណៈ



នាយកដ្ឋានធនធានសាធារណៈ ទទួលបន្ទុកផ្នែកធនធានមនុស្ស រដ្ឋបាល និងការគ្រប់គ្រងទ្រព្យសម្បត្តិ ព្រមទាំងដំណើរការយុទ្ធសាស្ត្រលទ្ធកម្ម ។ តួនាទីសំខាន់របស់ផ្នែកធនធានមនុស្ស គឺរួមមានការជ្រើសរើសបុគ្គលិកសក្តានុពល / ការអភិវឌ្ឍស្ថាប័ន និងការធ្វើផែនការបុគ្គលិករបស់អង្គភាព / ការគិតគូរពីប្រាក់រង្វាន់ និងការគ្រប់គ្រងការអនុវត្តការងារ / ការសិក្សា និងការអភិវឌ្ឍទេពកោសល្យ / ការកសាងកិត្តិនាមស្ថាប័ន និងការចូលរួមរបស់បុគ្គលិកក្នុងស្ថាប័ន។

ផ្នែករដ្ឋបាល និងគ្រប់គ្រងទ្រព្យសម្បត្តិ ព្រមទាំងដំណើរការលទ្ធកម្មយុទ្ធសាស្ត្រ ចាត់ចែងការងាររដ្ឋបាលទូទៅ ការរៀបចំគម្រោង និងការថែរក្សាទ្រព្យសម្បត្តិក្រុមហ៊ុន រួមទាំងដំណើរការលទ្ធកម្ម / ដេញថ្លៃ និងសន្តិសុខ។

ការអភិវឌ្ឍ ធនធានមនុស្ស និងទេពកោសល្យ

យើងពេញចិត្ត ជាមួយការអភិវឌ្ឍទេពកោសល្យ យើងផ្តល់តម្លៃដល់បុគ្គលិកគ្រប់រូប ដែលរួមចំណែក ជួយគាំទ្រ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី រហូតដល់មានថ្ងៃនេះ

☆☆☆ បណ្តុះទេពកោសល្យ

យើងតែងតែខិតខំទាក់ទាញ រក្សា និងបណ្តុះសមត្ថភាពបុគ្គលិករបស់យើង ដើម្បីឲ្យពួកគាត់បានត្រៀមខ្លួនរួចជាស្រេច សម្រាប់អនាគតរបស់ពួកគាត់។ ជាការពិតណាស់ យើងក៏ផ្តល់ឲ្យពួកគាត់ នូវឱកាសនៅខាងក្នុង ឬឆ្លងនាយកដ្ឋាន ទាំងនៅក្នុងស្រុក និងថ្នាក់តំបន់ផងដែរ។ យើងផ្តល់ឱកាសដល់និយោជិត ក្នុងការបង្ហាញសមត្ថភាព ទៅតាមក្រុមបណ្តុះនិងយន្តការ ដែលមានប្រសិទ្ធភាពផ្សេងៗ ដើម្បីធានាដល់ការបង្កើនចំណេះដឹង ការបន្ថែមគុណតម្លៃ ភាពច្នៃប្រឌិត និងការចែករំលែក នៃការអនុវត្តការងារ ល្អៗរបស់ពួកគេ។ ដូច្នេះនិយោជិតរបស់យើង អាចកសាងចំណុចខ្លាំងរបស់ពួកគេ ដើម្បីនាំយកគុណប្រយោជន៍ល្អបំផុត ក្នុងការរក្សាភាពរឹងមាំរបស់ធនាគារ សម្រាប់ការប្រកួតប្រជែងដ៏យូរអង្វែង នៅក្នុងទីផ្សារប្រទេសកម្ពុជា។

មានសមាមាត្រគ្នា រវាងលទ្ធផលការងារ និងប្រាក់រង្វាន់

យើងមានប្រព័ន្ធគ្រប់គ្រងការអនុវត្តការងារដ៏រឹងមាំដែលកំណត់ដោយសូចនាករអនុវត្តន៍ការងារ (KPI)។ យើងធានាថា សូចនាករអនុវត្តន៍ការងារ គឺស្របទៅតាមគោលដៅអាជីវកម្ម និងទិសដៅរបស់ ស៊ីអាយអិមប៊ី គ្រប់។ សូចនាករអនុវត្តន៍ការងារ តម្រូវឲ្យមានសមាសធាតុប្រតិបត្តិតាម (Compliance) និងអភិបាលកិច្ច (Governance) ដែលផ្សារភ្ជាប់ភាពសមាមាត្រគ្នា រវាងលទ្ធផលការងារ និងប្រាក់រង្វាន់។ ក្រៅពីសូចនាករអនុវត្តន៍ការងារ យើងលើកកម្ពស់វប្បធម៌ នៃការបន្តសម្រេចសមិទ្ធផល នៅក្នុងស្ថាប័ន ដើម្បីធានាថា និយោជិតរបស់យើងគឺស្ថិតក្នុងលក្ខខណ្ឌល្អប្រសើរ និងអាចទទួលបានការលើកទឹកចិត្តទៀងទាត់ ដែលជួយឲ្យពួកគេអាចសម្រេចបានលទ្ធផលការងារកាន់តែល្អប្រសើរ។

ភ្ជាប់ទំនាក់ទំនងនិយោជិត

យើងខិតខំបំពេញការងារ ដើម្បីធានាថា ការភ្ជាប់ទំនាក់ទំនងនិយោជិត និងការបំពេញការងារជាមួយគ្នា គឺស្ថិតក្នុងកម្រិតខ្ពស់បំផុតមួយ។ យើងបានរៀបចំកិច្ចប្រជុំបង្ហាញលទ្ធផលការងារប្រចាំឆ្នាំ (Town Hall) និងប្រារព្ធធ្វើកម្មវិធីមួយចំនួន រួមមានវគ្គបណ្តុះបណ្តាលចែករំលែកយុទ្ធសាស្ត្រភាពជាអ្នកដឹកនាំ កម្មវិធីជួបជុំជាមួយបុគ្គលិកថ្មីអង្គារ កម្មវិធីកសាងភាពជាក្រុមការងារ និងកម្មវិធីជួបជុំបុគ្គលិកទូទាំងធនាគារជាដើម។ ជារៀងរាល់ឆ្នាំ យើងក៏បានរៀបចំកម្មវិធីស្ទង់មតិការបំពេញការងារផ្ទៃក្នុង ដើម្បីអនុញ្ញាតឲ្យបុគ្គលិករបស់យើង ចែករំលែកសំឡេងរបស់ពួកគេ ដោយជំរុញឲ្យស្ថាប័នទាំងមូលកាន់តែប្រសើរមួយកម្រិតទៀត។ យើងបណ្តុះផ្គត់ផ្គង់នៃវប្បធម៌បើកចំហ ដើម្បីនាំយកភាពរីកចម្រើន និងភាពប្រសើរឡើង ក្នុងស្ថាប័នការងារ។ យើងជឿជាក់ថា និយោជិតដែលមានការភ្ជាប់ទំនាក់ទំនងល្អ គឺជាបុគ្គលិក ដែលប្រកបដោយផលិតភាពឆ្លើមឆែងដែរ។

លើកកម្ពស់វប្បធម៌ របស់ធនាគារ ស៊ីអាយអិមប៊ី

គុណតម្លៃ និងវប្បធម៌ស្នូលរបស់យើង ត្រូវបានចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីលើកកម្ពស់វិធានបទល្អៗទាំង៣ «បំពេញភារៈកិច្ច លើសពីការរំពឹងទុក ដើម្បីបំពេញចិត្តអតិថិជន / ភ្ជាប់ទំនាក់ទំនងដោយបើកចំហ និងធ្វើការរួមគ្នា / គោរព និងតែងតែជួយគាំទ្រគ្នាទៅវិញទៅមក»។ គោលការណ៍ណែនាំនេះ អាចជួយឲ្យបុគ្គលិកយើង ប្រកបការងារកាន់តែមានប្រសិទ្ធភាព ទាំងជាមួយក្រុមការងារ ក្នុងស្រុក និងថ្នាក់តំបន់។ ដើម្បីជំរុញនូវការប្រកាន់ខ្ជាប់វប្បធម៌របស់ក្រុមហ៊ុន យើងបានតែងតាំង អ្នកគាំទ្រអាជីវកម្ម និងអ្នកដឹកនាំក្រៅផ្លូវការ នៅតាមអង្គភាពអាជីវកម្មផ្សេងៗគ្នា ដើម្បីលើកទឹកចិត្ត ដល់បុគ្គលិកក្នុងការអនុវត្តវិធានបទល្អៗទាំង៣ ហើយសាយភាយវប្បធម៌ល្អប្រពៃនេះ ក្នុងនាមជាអ្នកគំរូល្អទៅដល់បុគ្គលិកដទៃទៀត។

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺជាទីកន្លែង

ហិរញ្ញវត្ថុ



នាយកដ្ឋានហិរញ្ញវត្ថុ មានតួនាទីរៀបចំ និងអនុវត្តគោលការណ៍ និងនីតិវិធីគណនេយ្យ ដើម្បីឲ្យស្របតាមគំរូស្តង់ដារគណនេយ្យកម្ពុជា និងបទប្បញ្ញត្តិ ដែលបានរៀបចំ ដោយធនាគារជាតិ នៃកម្ពុជា។ នាយកដ្ឋាននេះ ក៏ដើរតួនាទីគ្រប់គ្រងហិរញ្ញវត្ថុ វិភាគ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ជូនគ្រប់អង្គភាពអាជីវកម្មផងដែរ។

នៅក្នុងការរៀបចំគណនេយ្យហិរញ្ញវត្ថុ យើងធានាថា រាល់ដំណើរការគណនេយ្យ មានភាពច្បាស់លាស់ គម្លាត និងមានការរៀបចំយ៉ាងត្រឹមត្រូវ។ យើងក៏ធានាការប្រតិបត្តិតាមបទប្បញ្ញត្តិគ្រប់ពេលវេលា នូវរាល់របាយការណ៍ ដែលតម្រូវដោយបទប្បញ្ញត្តិ របស់ធនាគារជាតិ នៃកម្ពុជា ក៏ដូចជាការប្រកាសពន្ធ ជូននាយកដ្ឋានពន្ធដារ និងរៀបចំរបាយការណ៍យ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា សម្រាប់ក្រុមហ៊ុនមេ និងគណៈគ្រប់គ្រងផងដែរ។

សមិទ្ធផលសំខាន់ៗ សម្រាប់ឆ្នាំ ២០១៩

សម្រាប់ឆ្នាំ២០១៩ គឺជាឆ្នាំទីមួយ ដែលធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក៏ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ អនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (CIFRS)។ វាក៏ជាឆ្នាំមួយដ៏លំបាក សម្រាប់ក្រុមការងារនាយកដ្ឋានហិរញ្ញវត្ថុ ដែលត្រូវអនុលោមតាមបទប្បញ្ញត្តិ របស់ CIFRS។ ពួកយើងបានពឹងផ្អែក លើបទពិសោធន៍ និងជំនាញបច្ចេកទេស របស់ស៊ីអាយអិមប៊ី គ្រុប ដើម្បីអនុវត្តតាម CIFRS រួមមានទាំងក្របខណ្ឌ (Framework) និងគំរូហិរញ្ញវត្ថុ (Financial Modeling)។

ការអនុវត្តបឋម នៃ CIFRS នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ បានតម្រូវឲ្យបន្តតាមដាន និងត្រួតពិនិត្យយ៉ាងជិតស្និទ្ធទៅលើបទប្បញ្ញត្តិ និងនីតិវិធីរបស់ធនាគារដើម្បីធានាថា ទាំងការប្រតិបត្តិតាម និងបទប្បញ្ញត្តិ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ ក្រុមការងារផ្នែកហិរញ្ញវត្ថុ បានធ្វើការជាមួយក្រុមការងារព័ត៌មានវិទ្យា និងហិរញ្ញវត្ថុក្រុមហ៊ុនមេ ដើម្បីសម្របទៅតាមរបៀបវារៈថ្មីៗ នៃតារាងគណនី នៅក្នុងប្រព័ន្ធគណនី ហើយនិងពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ធនាគារ (MIS) ដើម្បីគាំទ្រដល់របាយការណ៍បទប្បញ្ញត្តិបន្ថែម បន្ទាប់ពីអនុវត្ត CIFRS។

ជាមួយនឹងការអនុវត្តទ្រនាប់ដើមទុនខនស៊ីវេសិន (Regulatory Conservation Capital Buffer) និងទ្រនាប់ដើមទុនខនស៊ីវេសិន (Countercyclical Capital Buffer) យើងបានបោះផ្សាយនូវបំណុលបន្ទាប់បន្សំបន្ថែម ចំនួន ៣០លានដុល្លារអាមេរិក ជាដើមទុនបន្ថែមថ្នាក់ទី២ ដើម្បីបំពេញតម្រូវការបទប្បញ្ញត្តិដើមទុនអប្បបរមា ក៏ដូចជាដើម្បីគាំទ្រកំណើនអាជីវកម្មស្នូលរបស់ធនាគារ ក្នុងឆ្នាំ២០១៩ផងដែរ។

ស្របតាមចក្ខុវិស័យរបស់ស៊ីអាយអិមប៊ី គ្រុប ដែលជាផែនការអាជីវកម្ម៥ឆ្នាំ «Forward23» យើងបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនឹងអ្នកជំនាញ របស់ស៊ីអាយអិមប៊ី គ្រុប សម្រាប់ការអនុវត្តគម្រោងនានា របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ គម្រោងទាំងអស់ត្រូវបានអនុវត្ត នៅគ្រប់នាយកដ្ឋាននានា ទាំងផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ក្នុងរយៈពេល៥ឆ្នាំបន្ទាប់ (២០១៩-២០២៣) ជាមួយនឹងគោលដៅអភិវឌ្ឍន៍ របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដើម្បីពង្រីកទំហំទីផ្សារកាន់តែធំ គុណភាពសេវាកម្មល្អបំផុត និងនិយោជកល្អប្រសើរ។

ផែនការ សម្រាប់ឆ្នាំ២០២០

ការកែសម្រួល នូវការអនុវត្ត CIFRS ទាំងផ្នែកក្របខណ្ឌ (Framework) និងគំរូហិរញ្ញវត្ថុ (Financial Modeling) រហូតដល់ការត្រួតពិនិត្យឡើងវិញ នូវគោលការណ៍ និងនីតិវិធីរបស់ធនាគារ នឹងនៅតែជាចំណុចផ្ដោតចម្បងសំខាន់ សម្រាប់ក្រុមការងារហិរញ្ញវត្ថុ ក្នុងឆ្នាំ២០២០ ដើម្បីធានានូវការប្រតិបត្តិតាមបទប្បញ្ញត្តិ និងស្របតាមការអនុវត្តរបាយការណ៍របស់ស៊ីអាយអិមប៊ី គ្រុប។

ការគ្រប់គ្រងដើមទុនបទប្បញ្ញត្តិ នឹងកាន់តែស៊ីជម្រៅបន្ថែមទៀត សម្រាប់ឆ្នាំ២០២០ ជាមួយនឹងការអនុវត្ត CIFRS បន្ថែមពីលើទ្រនាប់ដើមទុនខនស៊ីវេសិន (Regulatory Conservation Capital Buffer) និងទ្រនាប់ដើមទុនខនស៊ីវេសិន (Countercyclical Capital Buffer) ដែលបានដាក់ឲ្យអនុវត្ត ក្នុងឆ្នាំ២០១៩។ យើងមានផែនការ សម្រាប់ដើមទុនបន្ថែម ទាំងថ្នាក់ទី១ និងទី២ ដើម្បីបំពេញតម្រូវការបទប្បញ្ញត្តិដើមទុនអប្បបរមា ក៏ដូចជាដើម្បីគាំទ្រកំណើនអាជីវកម្មស្នូលរបស់ធនាគារ ក្នុងឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់។

Forward23 នឹងបន្តអនុវត្ត ជាមួយនឹងគណកម្មការក្នុងស្រុក ដែលបានបង្កើតឡើង ហើយការបន្តតាមដាន ត្រួតពិនិត្យ និងរាយការណ៍ សម្រាប់គ្រប់គម្រោងនីមួយៗ នឹងជាការងារគន្លឹះមួយ សម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយ ស៊ីអាយអិមប៊ី គ្រុប សម្រាប់ការណែនាំ ការគាំទ្រ ក៏ដូចជាធានានូវការសម្រេចបាននូវគម្រោងនានា។

សេចក្តីប្រកាសថ្មី នឹងដាក់ចេញសម្រាប់ពន្ធលើប្រាក់ចំណេញរបស់ក្រុមហ៊ុន ដែលជាកត្តាប្រឈមមួយ សម្រាប់ឆ្នាំ២០២០ ក្នុងការអនុវត្តគោលនយោបាយថ្មី ជាមួយភាគីពាក់ព័ន្ធរបស់ធនាគារ ដំណើរការនៃប្រតិបត្តិការផ្ទៃក្នុង របស់ធនាគារ និងការប្រកាសពន្ធទាំងនេះ។ ស្របតាមការអនុវត្ត CIFRS សម្រាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ គោលនយោបាយពន្ធដារថ្មីនេះ នឹងណែនាំអំពីការបង់ពន្ធ និងការប្រកាសពន្ធ។

ការអនុវត្ត នៃពន្ធអាករ (VAT) នឹងនៅតែស្ថិតក្នុងផែនការរបស់យើង សម្រាប់ឆ្នាំ២០២០។ ការអនុវត្តនេះនឹងតម្រូវឲ្យមានស្វ័យប្រវត្តិកម្មប្រព័ន្ធបន្ថែមទៀត និងកែលម្អដំណើរទុកដាក់ឯកសាររបស់ធនាគារ ដែលអាចធ្វើទៅបាន ដោយមានកិច្ចសហការ ជាមួយនឹងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងផ្នែកបម្រើសេវាកម្មអតិថិជនរបស់ធនាគារ។

ប្រតិបត្តិតាម



នាយកដ្ឋានប្រតិបត្តិតាម ទទួលបន្ទុក ក្នុងការធានាថា គ្រប់នាយកដ្ឋាន ក៏ដូចជាបុគ្គលិកទាំងអស់ នៅក្នុងធនាគារ ដឹងអំពីកាតព្វកិច្ច និងផលប៉ះពាល់នានា នៃបទប្បញ្ញត្តិពាក់ព័ន្ធ។ តួនាទីចម្បងរបស់នាយកដ្ឋាននេះ គឺរួមមានការត្រួតពិនិត្យ និងផ្តល់យោបល់ ដល់ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ដើម្បីធានាការអនុវត្តអនុលោមទៅតាមច្បាប់បទប្បញ្ញត្តិ និងសេចក្តីណែនាំផ្សេងៗរបស់ធនាគារ។

សម្រាប់ត្រួតពិនិត្យលើការប្រតិបត្តិតាម នាយកដ្ឋាននេះបានធ្វើការត្រួតពិនិត្យ ដល់ទីកន្លែង និងវាយតម្លៃ អំពីប្រសិទ្ធភាពនៃការធ្វើតេស្តខ្លួនឯង លើបទប្បញ្ញត្តិនានា ដើម្បីធានាថា រាល់ដំណើរការ និងនីតិវិធីពាក់ព័ន្ធទាំងឡាយ ត្រូវបានអនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងសេចក្តីណែនាំផ្សេងៗ ដែលពាក់ព័ន្ធ។ មិនតែប៉ុណ្ណោះ នាយកដ្ឋាននេះចូលរួមយ៉ាងសកម្ម ជាមួយក្រុមការងារ តាមគម្រោងផ្សេងៗ ដើម្បីធានាថា ធនាគារបានអនុវត្តគ្រប់គ្រាន់ នូវតួនាទីរបស់ធនាគារ ចំពោះបទប្បញ្ញត្តិផ្សេងៗ ដូចជាច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) បទប្បញ្ញត្តិស្តីពីការប្រតិបត្តិតាមពន្ធគណនីបរទេសរបស់សហរដ្ឋអាមេរិក (US Foreign Account Tax Compliance Act (FATCA)) និងបទប្បញ្ញត្តិដទៃទៀត។

នាយកដ្ឋានប្រតិបត្តិតាម បានបំពេញការងារដោយឯករាជ្យ និងរាយការណ៍ដោយផ្ទាល់ ទៅកាន់ក្រុមប្រឹក្សាភិបាល ដែលជាអ្នកពិនិត្យមើល និងអនុម័តផែនការការងារប្រតិបត្តិតាមប្រចាំឆ្នាំ ដែលស្នើសុំដោយនាយកដ្ឋានប្រតិបត្តិតាម។ ផ្នែកលើគោលនយោបាយ នៃការអនុវត្តការប្រតិបត្តិតាម នាយកដ្ឋាននេះត្រូវអនុវត្តតាមគោលការណ៍ និងនីតិវិធី សម្រាប់ការប្រតិបត្តិតាម និងគោលការណ៍ និងនីតិវិធី ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មរបស់ធនាគារ ស៊ីអាយអិចប៊ី គីអិលស៊ី ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ ជាមួយគ្នានេះ នាយកដ្ឋាននេះក៏បានសហការជាមួយនឹងនាយកដ្ឋានដទៃទៀត ដើម្បីបង្កើតគោលការណ៍ណែនាំ និងក្រមសីលធម៌វិជ្ជាជីវៈផ្សេងៗ រួមមានគោលការណ៍ណែនាំ អំពីការបើកគណនីធនាគារ គោលការណ៍ណែនាំ អំពីការត្រួតពិនិត្យប្រតិបត្តិការ ដែលមានសញ្ញាប្រុងប្រយ័ត្ន ក្រមសីលធម៌នៃការលក់ផលិតផល និងសេវាកម្ម ។ល។

សមិទ្ធផល ក្នុងឆ្នាំ២០១៩

ក្នុងឆ្នាំ២០១៩ នាយកដ្ឋានប្រតិបត្តិតាម សម្រេចបានការត្រួតពិនិត្យដល់ទីកន្លែង ចំនួន៩ ការិយាល័យ។ មិនតែប៉ុណ្ណោះ នាយកដ្ឋាននេះបានបំពេញការត្រួតពិនិត្យឡើងវិញ ចំពោះបទប្បញ្ញត្តិដែលកំពុងអនុវត្តនានា ចំនួន ៩ ការិយាល័យ ហើយបានបញ្ចប់ការត្រួតពិនិត្យ លើការអនុវត្តតាមច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម សម្រាប់សាខាទាំងអស់យ៉ាងតិចចំនួន ២៨៨ ក្នុងមួយឆ្នាំ។

កម្មវិធីបណ្តុះបណ្តាលចំណេះដឹង និងជំនាញ គឺជាផ្នែកផ្តោតសំខាន់គន្លឹះមួយ សម្រាប់នាយកដ្ឋានប្រតិបត្តិតាម។ គ្រប់និយោជិត ដែលទើបចូលបម្រើការងារថ្មីទាំងអស់ ត្រូវឲ្យចូលរួមវគ្គបណ្តុះបណ្តាល ក្នុងអំឡុងពេលបីខែ គិតចាប់ពីថ្ងៃចូលបម្រើការងារ នៅធនាគារ ហើយនិយោជិតដែលបានបម្រើការងារស្រាប់ ត្រូវឲ្យចូលរៀនវគ្គសិក្សា តាមប្រព័ន្ធអេឡិចត្រូនិក អំពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មផងដែរ។ ក្នុងឆ្នាំ២០១៩ នាយកដ្ឋានប្រតិបត្តិតាម បានរៀបចំវគ្គបណ្តុះបណ្តាលសរុប ចំនួន២៤លើក ដែលមានការចូលរួម ពីនិយោជិត ចំនួន ២០៥នាក់។

នាយកដ្ឋានប្រតិបត្តិតាម
បានរៀបចំវគ្គ
បណ្តុះបណ្តាលសរុប
២៤
លើក

មានការចូលរួមពី
២០៥
និយោជិត

ផែនការ សម្រាប់ឆ្នាំ២០២០

គំនិតផ្តួចផ្តើម លើការវាយតម្លៃហានិភ័យ នៃការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មរបស់ស្ថាប័ន ព្រមទាំងប្រព័ន្ធស្វ័យប្រវត្តិ សម្រាប់ការត្រួតពិនិត្យការប្រឆាំងការសម្អាតប្រាក់ គឺជាផែនការអាទិភាពថ្មី សម្រាប់នាយកដ្ឋានប្រតិបត្តិតាម ក្នុងឆ្នាំ២០២០។ នាយកដ្ឋាននេះនឹងបន្តដំណើរការត្រួតពិនិត្យ ដល់ទីកន្លែង លើការអនុវត្តការអនុលោមតាមច្បាប់ និងការត្រួតពិនិត្យ លើការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម សម្រាប់សាខាទាំងអស់។ នាយកដ្ឋាននេះនឹងបន្ត ដើម្បីធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាព នូវវគ្គបណ្តុះបណ្តាល លើការត្រួតពិនិត្យការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបទប្បញ្ញត្តិ នៃការអនុវត្តតាម និងបទប្បញ្ញត្តិផ្សេងៗទៀត។

គ្រប់គ្រងហានិភ័យ



ការរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យធនាគារ ក្នុងប្រទេសកម្ពុជា ការផ្លាស់ប្តូរ លើតម្រូវការបទប្បញ្ញត្តិ នៅកម្រិតសាកល និងហានិភ័យថ្មីៗ បានកើតចេញពីទស្សនវិស័យ នៃការអនុលោមតាមច្បាប់ និងបច្ចេកវិទ្យា។ ដូច្នេះហើយធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី បានបង្កើតនូវក្របខណ្ឌគ្រប់គ្រងហានិភ័យដ៏រឹងមាំ ដើម្បីគ្រប់គ្រងហានិភ័យ ដែលពាក់ព័ន្ធ ឲ្យបានល្អប្រសើរ។ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានចាត់ទុកថា ការគ្រប់គ្រងហានិភ័យ គឺជាផ្នែកមួយយ៉ាងសំខាន់សម្រាប់អាជីវកម្មរបស់ធនាគារ ហើយធនាគារក៏បានបញ្ចូលវប្បធម៌ហានិភ័យដ៏រឹងមាំ ទៅក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ និងដំណើរការសម្រេចចិត្តរបស់ធនាគារ។ នាយកដ្ឋានគ្រប់គ្រងហានិភ័យ បានចូលរួមតាំងពីដំណាក់កាលដំបូងនៃដំណើរការនៃការទទួលយកហានិភ័យ ដើម្បីផ្តល់នូវទស្សនៈឯករាជ្យ សម្រាប់ការវាយតម្លៃផលិតផលថ្មី ការកំណត់យុទ្ធសាស្ត្រការវាយតម្លៃឥណទាន និងផ្នែកដទៃទៀត។



ហានិភ័យឥណទាន

ហានិភ័យឥណទាន និងសមភាគី សំដៅដល់លទ្ធភាពនៃការខាតបង់ ដោយសារអតិថិជនដែលមានបំណុល ជាមួយធនាគារ ឬដៃគូទីផ្សារ ឬអ្នកចេញមូលបត្រ បរាជ័យក្នុងការបំពេញកាតព្វកិច្ច ក្នុងការទូទាត់សងមកធនាគារវិញ តាមការសន្យា។ ហានិភ័យឥណទាន ដែលបានផ្តល់ដោយធនាគារ ត្រូវបានគ្រប់គ្រងដោយគោលនយោបាយហានិភ័យឥណទាន គោលការណ៍គោលនយោបាយឥណទាន (CPG)/ នីតិវិធីឥណទាន (CPM) និងច្បាប់ជំនួញឥណទាននីមួយៗ។

ធនាគារបានប្រើប្រាស់ សូចនាករផ្តល់សញ្ញាជាមុន (Early Warning Indicator) និងក្របខណ្ឌបញ្ជីតាមដាន (Watchlist frameworks) ជាវិធានការត្រៀមទុកជាមុន សម្រាប់គ្រប់គ្រងហានិភ័យឥណទាន ដែលអាចចង្អុលបង្ហាញ នូវភាពចុះខ្សោយនៃឥណទាន ពីដំណាក់កាលដំបូងដើម្បីកាត់បន្ថយការខាតបង់ឥណទាន ដែលអាចកើតមានឡើង។

ដើម្បីធានាថា សំណើសុំឥណទានទាំងអស់ ពិតជាទទួលបានការវាយតម្លៃឯករាជ្យ ការអនុម័តឥណទានទាំងអស់ ទាមទារការបោះឆ្នោតសម្រេចចិត្ត ពីបុគ្គលវាយតម្លៃហានិភ័យ។ ធនាគារក៏បានអនុវត្តក្របខណ្ឌអ្នកជំនាញវាយតម្លៃឯករាជ្យ ដោយផ្តល់សិទ្ធិអំណាច ដល់គណៈគ្រប់គ្រងបុគ្គលក្នុងការអនុម័តពាក្យស្នើសុំឥណទាន ដែលស្ថិតក្រោមសិទ្ធិអំណាចរបស់ពួកគេ។ ផ្នែកគ្រប់គ្រងឥណទាន ត្រូវបានបង្កើតឡើងក្រោមនាយកដ្ឋានគ្រប់គ្រងហានិភ័យ ដើម្បីបំពេញតួនាទីឯករាជ្យក្នុងការវាយតម្លៃសំណើសុំឥណទាន។

ទំហំឥណទានត្រូវបានតាមដានយ៉ាងសកម្មត្រួតពិនិត្យឡើងវិញ យ៉ាងទៀងទាត់និងវាយការណ៍ជូន គណៈកម្មាធិការហានិភ័យ ជារៀងរាល់ខែ។ ភាពអន់ថយនៃឥណទាន ត្រូវបានកំណត់សម្គាល់វិភាគ និងពិភាក្សា ជាមួយនឹងអង្គភាពអាជីវកម្ម ដែលពាក់ព័ន្ធ ដើម្បីចាត់វិធានការកែលម្អ ឲ្យបានសមស្រប។



ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព កើតឡើង នៅពេលដែលធនាគារ ពុំមានលទ្ធភាព ក្នុងការបំពេញតម្រូវការថវិកា នាពេលបច្ចុប្បន្ន និងពេលអនាគត ឬមិនអាចបំពេញកាតព្វកិច្ចនិយ័តកម្ម នៅពេលដល់កាលកំណត់។ វាអាចធ្វើឲ្យប៉ះពាល់ ដល់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ យ៉ាងធ្ងន់ធ្ងរ និងអាចបង្កឲ្យមានការខាតបង់។ តួនាទីចម្បងរបស់ធនាគារ គឺការប្រើប្រាស់ប្រាក់បញ្ញើរយៈពេលខ្លី ដើម្បីផ្តល់ជាឥណទានរយៈពេលវែង ដូច្នេះធ្វើឲ្យធនាគារងាយនឹងរងគ្រោះ ដោយសារហានិភ័យសន្ទនីយភាព។ ជាងនេះទៅទៀត ធនាគារត្រូវតែប្រតិបត្តិអាជីវកម្មរបស់ខ្លួន ស្របទៅតាមតម្រូវការបទប្បញ្ញត្តិ គ្រប់ពេលវេលា។

ហានិភ័យសន្ទនីយភាព ជាបឋមត្រូវបានធ្វើការតាមដាន និងគ្រប់គ្រង ដោយផ្អែកលើមូលដ្ឋាននៃការព្យាករណ៍លំហូរសាច់ប្រាក់របស់ធនាគារ គឺតាមរយៈការព្យាករណ៍ឲ្យបានទៀងទាត់ទៅលើលំហូរសាច់ប្រាក់របស់ធនាគារ ដែលកើតឡើងពីទម្រង់កាលកំណត់នៃទ្រព្យសកម្ម បំណុលកាតព្វកិច្ចក្រៅតារាងតុល្យការ និងនិស្សន្ទវត្ថុទៅតាមរយៈពេលផ្សេងៗគ្នា ស្ថិតក្រោមស្ថានភាពអាជីវកម្មធម្មតា និងស្ថានភាពមានវិបត្តិ។

ធនាគារក៏បានធ្វើស្រ្តុសតេស្ត (Stress Test) ជារៀងរាល់ឆមាស រួមមានស្រ្តុសតេស្ត ទៅលើសន្ទនីយភាព ដើម្បីកំណត់ផ្នែកដែលងាយរងគ្រោះ ទៅលើទំហំសន្ទនីយភាព និងដើម្បីប៉ាន់ស្មានផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ និងបង្កភាពងាយស្រួល ដល់គណៈគ្រប់គ្រងរបស់ធនាគារ ចាត់វិធានការទុកជាមុន។

នាយកដ្ឋានគ្រប់គ្រងហានិភ័យ ទទួលខុសត្រូវ ចំពោះការត្រួតពិនិត្យតាមដាន ដោយឯករាជ្យលើទម្រង់ហានិភ័យសន្ទនីយភាពរបស់ធនាគារ និងរៀបចំរបាយការណ៍ប្រចាំខែ ជូនគណៈកម្មាធិការគ្រប់គ្រងបំណុលទ្រព្យសកម្ម និងគណៈកម្មាធិការគ្រប់គ្រងហានិភ័យ។ វាមានសារៈសំខាន់ សម្រាប់ធនាគារ ក្នុងការគ្រប់គ្រងស្ថានភាពសន្ទនីយភាពរបស់ខ្លួន ដើម្បីអាចបំពេញតម្រូវការប្រតិបត្តិការប្រចាំថ្ងៃ និងតម្រូវការ ផ្នែកច្បាប់ដែលមាន ចំពោះហានិភ័យឥណទាន ដែលបានកំណត់ផងដែរ។

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដែលជាផ្នែកមួយ នៃស៊ីអាយអិមប៊ី គ្រប បានប្រើប្រាស់ក្របខណ្ឌ គ្រប់គ្រងហានិភ័យទូទៅមួយ សម្រាប់សហគ្រាសទាំងមូល (EWRM) ដើម្បីគ្រប់គ្រងហានិភ័យ និងឱកាសរបស់ខ្លួន។ ក្របខណ្ឌគ្រប់គ្រងហានិភ័យទូទៅ សម្រាប់សហគ្រាសទាំងមូល ផ្តល់ជូនក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងរបស់ខ្លួននូវឧបករណ៍មួយ ដើម្បីធ្វើការប្រមើលមើលទុកជាមុន និងគ្រប់គ្រងហានិភ័យដែលមានស្រាប់ និងហានិភ័យដែលអាចនឹងកើតមាន ដោយធ្វើការពិចារណាទៅលើការកែប្រែ នូវទម្រង់ហានិភ័យ ស្របតាមការផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្ម បញ្ញត្តិច្បាប់ និងសកម្មភាពការងារ ។

គណៈកម្មាធិការហានិភ័យ គឺជាគណៈកម្មាធិការមួយ ដែលទទួលសិទ្ធិអំណាច ពីក្រុមប្រឹក្សាភិបាល និងរាយការណ៍ ទៅក្រុមប្រឹក្សាភិបាល នូវរាល់បញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ។ កិច្ចប្រជុំគណៈកម្មាធិការហានិភ័យ បានធ្វើឡើងជាប្រចាំរាល់ខែ ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យការអនុវត្ត លើរាល់សកម្មភាពក្នុងការគ្រប់គ្រងហានិភ័យរបស់ធនាគារ។

គណៈកម្មាធិការ ឥណទានកម្ពុជា ធ្វើរបាយការណ៍ ជូនគណៈកម្មាធិការហានិភ័យ នូវរាល់បញ្ហាទាក់ទងនឹងឥណទានរបស់ធនាគារ។ គណៈកម្មាធិការ ឥណទានកម្ពុជា រៀបចំកិច្ចប្រជុំពិភាក្សាជាប្រចាំរាល់សប្តាហ៍ ដោយទទួលបានសិទ្ធិអំណាច ពីក្រុមប្រឹក្សាភិបាល ក្នុងការពិចារណា និងការសម្រេច លើសំណើឥណទាន។



ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺរួមមានហានិភ័យ លើការខាតបង់ដោយផ្ទាល់ ឬដោយប្រយោល ដែលបណ្តាលមកពីកង្វះខាត ឬភាពបរាជ័យ នៃដំណើរការផ្ទៃក្នុង បុគ្គលិក ប្រព័ន្ធកុំព្យូទ័រ ឬកត្តាពីខាងក្រៅ។

ហានិភ័យប្រតិបត្តិការ ត្រូវបានបញ្ចូលជាផ្នែកមួយដ៏សំខាន់ ដល់ការវាយតម្លៃហានិភ័យ ទាក់ទងនឹងផលិតផល សេវាកម្ម ដំណើរការផ្ទៃក្នុង និងប្រព័ន្ធ នៅក្នុងធនាគារ។

គំនិតផ្តួចផ្តើមជាច្រើន ត្រូវបានធ្វើឡើង ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់ លើសមត្ថភាពនៃប្រព័ន្ធ ការគ្រប់គ្រងទិន្នន័យ និងការគ្រប់គ្រងផ្ទៃក្នុង។

យុទ្ធសាស្ត្រគ្រប់គ្រង ហានិភ័យប្រតិបត្តិការ របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺផ្តោតលើក្របខណ្ឌគ្រប់គ្រងហានិភ័យដ៏រឹងមាំ ដែលផ្តល់នូវគោលការណ៍ណែនាំរួម ជាមួយនឹងរចនាសម្ព័ន្ធអភិបាលកិច្ចដ៏ល្អប្រសើរមួយ ដើម្បីបណ្តុះនូវវប្បធម៌គ្រប់គ្រងហានិភ័យមួយ តាមបែបបុរេសកម្មគ្រប់ពេលវេលា។

ផ្នែកគ្រប់គ្រងហានិភ័យប្រតិបត្តិការ តែងធ្វើការណែនាំ ផ្តល់យោបល់ និងតាមដាន លើគ្រប់នាយកដ្ឋានទាំងអស់ ដើម្បីធានាឲ្យបានថា គោលការណ៍ និងនីតិវិធី ដែលបានកំណត់ ត្រូវបានអង្កេត លើគ្រប់គម្រោងទាំងអស់ និងស្ថិតនៅក្នុងដំណើរកិច្ចប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារ។ ផ្នែកគ្រប់គ្រងហានិភ័យប្រតិបត្តិការ ក៏ធានាឲ្យបាននូវការអនុលោមតាមច្បាប់បទបញ្ជា ដែលមានស្រាប់ ដោយការអង្កេតយ៉ាងតឹងរឹង។



ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ សំដៅទៅលើហានិភ័យ ដែលធ្វើឲ្យខាតបង់ ដោយសារការប្រែប្រួល លើតម្លៃមូលធន អត្រាការប្រាក់ លើទីផ្សារ ភាគរយនៃប្រាក់ចំណេញឥណទាន អត្រាប្តូរប្រាក់បរទេស តម្លៃទិន្នន័យ ព្រមទាំងសូចនាករផ្សេងៗ ដែលតម្លៃត្រូវបានកំណត់ នៅក្នុងទីផ្សារសាធារណៈ។

សកម្មភាពទូទៅរបស់ធនាគារ ដែលរួមមានការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើ ជាមួយនឹងកាលបរិច្ឆេទកំណត់ និងអត្រាការប្រាក់ខុសៗគ្នា បានបណ្តាលឲ្យធនាគារ ពុំអាចចៀសផុតពីហានិភ័យអត្រាការប្រាក់បានឡើយ។

ហានិភ័យអត្រាការប្រាក់ ជាចម្បងបណ្តាលមកពីកាលបរិច្ឆេទ និងការកំណត់តម្លៃខុសៗគ្នានៃលំហូរសាច់ប្រាក់។ ហានិភ័យអត្រាការប្រាក់ នាពេលបច្ចុប្បន្ន ត្រូវបានវាស់វែង ដោយរបាយការណ៍គម្លាតវេទយិតភាព នៃអត្រាការប្រាក់។ នាយកដ្ឋានគ្រប់គ្រងហានិភ័យ ទទួលខុសត្រូវ លើការត្រួតពិនិត្យឡើងវិញ ដោយឯករាជ្យ និងតាមដានទម្រង់ហានិភ័យអត្រាការប្រាក់របស់ធនាគារ ដោយផ្អែកលើរបាយការណ៍គម្លាតវេទយិតភាព នៃអត្រាការប្រាក់។


បច្ចេកវិទ្យា និងប្រតិបត្តិការ



នាយកដ្ឋានបច្ចេកវិទ្យា និងប្រតិបត្តិការ មានតួនាទីផ្តល់សេវាកម្មបច្ចេកវិទ្យាព័ត៌មាន និងគាំទ្រ ដល់ប្រតិបត្តិការខាងក្រោយរបស់ធនាគារទាំងមូល។ នាយកដ្ឋាននេះមានរចនាសម្ព័ន្ធប្រតិបត្តិការ ស្របទៅតាមនាយកដ្ឋានរបស់ស៊ីអាយអិមប៊ី គ្រុប (Group Technology & Group Operations)។ នាយកដ្ឋានបច្ចេកវិទ្យា និងប្រតិបត្តិការ ធ្វើការរាយការណ៍ដោយផ្ទាល់ទៅកាន់ប្រធាននាយកប្រតិបត្តិនៃធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី និងបន្តទៅនាយកដ្ឋានបច្ចេកវិទ្យា និងនាយកដ្ឋានប្រតិបត្តិការ របស់ស៊ីអាយអិមប៊ី គ្រុបផងដែរ។

បច្ចេកវិទ្យា

ផ្នែកបច្ចេកវិទ្យា ផ្តល់រាល់សេវាកម្មព័ត៌មានវិទ្យា ជូនគ្រប់អង្គភាពអាជីវកម្ម គ្រប់គ្រងរាល់គម្រោងព័ត៌មានវិទ្យា ថែទាំហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា និងកម្មវិធីព័ត៌មានវិទ្យា ដែលមានស្រាប់ បង្កើតកម្មវិធីប្រព័ន្ធព័ត៌មានវិទ្យាថ្មីៗ នៅក្នុងក្រុមហ៊ុន ដើម្បីគាំទ្រអាជីវកម្ម និងគ្រប់គ្រងផ្ទៃក្នុង ព្រមទាំងតាមដានប្រព័ន្ធសុវត្ថិភាពព័ត៌មានវិទ្យាជាប្រចាំ។ ក្នុងឆ្នាំ២០១៩ ផ្នែកបច្ចេកវិទ្យា បានសម្រេចគម្រោងធំៗមួយចំនួន រួមមាន គម្រោងទី១៖ ការធ្វើឲ្យប្រសើរឡើងនៃប្រព័ន្ធស្នូល ទៅលើមុខងារនៃសេវាផ្ទេរប្រាក់អន្តរជាតិ (SWIFT) ទី២៖ ការដាក់ឲ្យដំណើរការប្រព័ន្ធ Cambodian Shared Switch (CSS) ទី៣៖ ការកែលម្អមុខងារនៃប្រព័ន្ធជាច្រើន ក្នុងគោលបំណងកាត់បន្ថយការងារប្រតិបត្តិដោយដៃ នឹងត្រូវអនុលោមទៅតាមនិយ័តករ និងគោលការណ៍ផ្ទៃក្នុង ទី៤៖ ការបង្កើតកម្មវិធីធនាគារចល័តសម្រាប់អតិថិជនក្រុមហ៊ុន និងទី៥៖ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាឲ្យប្រសើរឡើង និងពង្រឹងសុវត្ថិភាពព័ត៌មានវិទ្យា។ ដោយឡែកសម្រាប់យុទ្ធសាស្ត្រឆ្នាំ២០២០នេះ ផ្នែកបច្ចេកវិទ្យា នឹងផ្តោតទៅលើការធ្វើបច្ចុប្បន្នភាពប្រព័ន្ធម៉ាស៊ីនមេ វិនិយោគបន្ថែមទៀត លើប្រព័ន្ធសុវត្ថិភាព និងរៀបចំហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាឲ្យប្រសើរឡើងមួយកម្រិតទៀត ព្រមទាំងដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធព័ត៌មានវិទ្យាថ្មីៗ ដើម្បីគាំទ្រដល់ការរីកចម្រើនអាជីវកម្ម ដូចជាប្រព័ន្ធប្រឆាំងការសម្អាតប្រាក់ (AML) កម្មវិធីធនាគារចល័តលើទូរសព្ទដៃសម្រាប់អតិថិជនទូទៅ និងកម្មវិធីដំណើរការដោយផ្ទាល់រវាងប្រព័ន្ធធនាគារ និងប្រព័ន្ធរបស់អតិថិជន (Host-to-Host Integration) ជាដើម។ មិនតែប៉ុណ្ណោះ ផ្នែកអភិបាលកិច្ចព័ត៌មានវិទ្យា នឹងត្រូវកែលម្អ ដើម្បីអនុលោមទៅតាមបទបញ្ញត្តិ ស្តីពីហានិភ័យផ្នែកបច្ចេកវិទ្យា ដែលបានដាក់ចេញដោយ ធនាគារជាតិ នៃកម្ពុជា។





ប្រតិបត្តិការ

ផ្នែកប្រតិបត្តិការ ទទួលបានលើការធានាឲ្យបានថា រាល់ប្រតិបត្តិការប្រចាំថ្ងៃ ដែលបានធ្វើនៅផ្នែកជួរមុខ ក៏ដូចជាការស្នើសុំដោយផ្ទាល់ពីអតិថិជន តាមរយៈសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិត ត្រូវបានបំពេញបន្តតាមលក្ខខណ្ឌត្រឹមត្រូវ និងទាន់ពេលវេលា។ តួនាទីចម្បង របស់ផ្នែកប្រតិបត្តិការ រួមមាន សេវាកម្មផ្ទេរប្រាក់ ក្នុងប្រទេស និងក្រៅប្រទេស ហិរញ្ញវត្ថុពាណិជ្ជកម្ម ការទូទាត់មូលប្បទានបត្រ ការគ្រប់គ្រងម៉ាស៊ីនអេធីអិម (ATM) ការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារទាំងមូល ផ្តល់សេវាធនាគារជូនអតិថិជន តាមរយៈប្រព័ន្ធអ៊ីនធឺណិត និងសេវាបើកប្រាក់បៀវត្ស ប្រតិបត្តិការធនាគារ សេវារៀបចំឯកសារឥណទាន ព្រមទាំងសេវាកម្មទូទាត់ប្រាក់ដទៃទៀត។ នៅក្នុងឆ្នាំ២០១៩ ផ្នែកប្រតិបត្តិការ បានសម្រេចគម្រោង និងធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពការងារមួយចំនួន រួមមាន ទី១៖ ការគាំទ្រ ដើម្បីសម្រេចគម្រោងធ្វើឲ្យប្រសើរឡើងនូវសេវាផ្ទេរប្រាក់អន្តរជាតិ (SWIFT) និងគម្រោង Cambodian Shared Switch (CSS) ទី២៖ បង្កើតនិងកែប្រែវិធីសាស្ត្រធ្វើការឲ្យងាយស្រួលជាច្រើន និងកាត់បន្ថយកម្លាំងពលកម្មដែលធ្វើដោយដៃ ទី៣៖ បំពេញការងារ តាមការកំណត់ SLA ដែលបានព្រមព្រៀង ជាមួយនឹងអង្គភាពអាជីវកម្មទាំងស្រុង និងទី៤៖ កាត់បន្ថយកំហុស (LED) និងទទួលបានចំណាត់ថ្នាក់នៃសេវាកម្មល្អជាងមុន។

ការរំពឹងទុកពីយុទ្ធសាស្ត្រចម្បងខាងលើរបស់យើង គឺដើម្បីធ្វើឲ្យប្រសើរឡើង នូវបទពិសោធន៍សេវាកម្មប្រើអតិថិជន (CX) និងបង្កើនផលិតភាពការងាររបស់បុគ្គលិក ប្រកបដោយប្រសិទ្ធភាពខ្ពស់។

អភិបាលកិច្ចហានិភ័យ


ក្រុមការងារអភិបាលកិច្ចហានិភ័យ បំពេញមុខងារជាក្រុមត្រួតពិនិត្យឯករាជ្យមួយ នៅក្នុងនាយកដ្ឋានបច្ចេកវិទ្យា និងប្រតិបត្តិការ ដោយផ្ដោតលើការទប់ស្កាត់ និងកំណត់ហានិភ័យប្រតិបត្តិការស្វែងរកដំណោះស្រាយ ប្រកបដោយនិរន្តរភាព និងផ្តល់យោបល់ ទៅលើបញ្ហា ដែលពាក់ព័ន្ធនឹងអភិបាលកិច្ចនៅក្នុងនាយកដ្ឋានទាំងមូល។ លើសពីនេះទៅទៀត ក្រុមការងារអភិបាលកិច្ចហានិភ័យផ្តល់ការប្រឹក្សាយោបល់ ទៅលើគម្រោងគ្រប់គ្រងការបន្តដំណើរអាជីវកម្ម (Business Continuity Management) និងធ្វើឲ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់។

ក្នុងឆ្នាំ ២០១៩ គម្រោងប្រុងទុកចម្បងចំនួន ៤ ត្រូវបានធ្វើឡើងដោយឯករាជ្យ ដោយក្រុមការងារអភិបាលកិច្ចហានិភ័យ។ យើងបានដាក់ស្នើផែនការកាត់បន្ថយហានិភ័យ រយៈពេលវែង និងផែនការយុទ្ធសាស្ត្រ ដើម្បីពង្រឹង និងលើកកម្ពស់កម្មវិធីនៃការអនុលោមតាមច្បាប់ របស់នាយកដ្ឋានបច្ចេកវិទ្យា និងប្រតិបត្តិការ ព្រមទាំងការត្រៀមខ្លួនរួចជាស្រេច សម្រាប់ការធ្វើសវនកម្មទៅលើហានិភ័យ និងអភិបាលកិច្ច នៅក្នុងនាយកដ្ឋានរបស់យើង។

ក្រុមការងារអភិបាលកិច្ចហានិភ័យ បានដឹកនាំ និងដើរតួនាទី ជាអ្នកទំនាក់ទំនងកណ្តាលដើម្បីជួយសម្របសម្រួល និងរៀបចំ លើអភិបាលកិច្ចទិន្នន័យ ទៅតាមក្រុមហ៊ុនមេ របស់ធនាគារស៊ីអាយអិមប៊ី និងសកម្មភាពនានា ដែលទាក់ទងនឹងការគ្របគ្រងទិន្នន័យ ដែលគ្រប់នាយកដ្ឋានទាំងអស់ នៅក្នុងធនាគារ ត្រូវទទួលយកការវាស់វែងបន្ថែម និងមានម្ចាស់ការ លើខ្លួនឯង ដើម្បីធ្វើឲ្យប្រសើរឡើង នូវភាពត្រឹមត្រូវ និងសុវត្ថិភាពរបស់ទិន្នន័យ ស្របតាមកំណើននៃតម្រូវការរបស់និយ័តករ។

ក្នុងឆ្នាំ២០១៩ ក្រុមការងារអភិបាលកិច្ចហានិភ័យ សម្រេចបានគម្រោងធំៗ ចំនួន៦ សម្រាប់អភិបាលកិច្ចទិន្នន័យ ហើយជារៀងរាល់ឆ្នាំ យ៉ាងហោចណាស់ មានលំហាត់ការងារយ៉ាងតិច ២ដង ត្រូវបានដាក់ឲ្យប្រតិបត្តិ នៅទូទាំងធនាគារ ដែលមានដូចជា ទី១៖ ការចាត់ថ្នាក់ និងការបិទស្លាកលើទិន្នន័យ ទី២៖ ការធ្វើសន្ទនាក្រុមអាជីវកម្ម (Business Glossary) ដើម្បីបំពេញតាមតម្រូវការរបស់អភិបាលកិច្ចទិន្នន័យក្រុមហ៊ុនមេ និងក្របខណ្ឌប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា (MIS)។

ទីផ្សារ និងទំនាក់ទំនង



នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង ដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រកម្មវិធីទំនាក់ទំនងរបស់ធនាគារ ដើម្បីលើកកម្ពស់សាវតារ និងស្លាកសញ្ញា របស់ធនាគារ ស៊ីអាយអិមប៊ី នៅក្នុងប្រទេសកម្ពុជា។ នាយកដ្ឋាននេះត្រួតពិនិត្យ លើការទំនាក់ទំនងផ្ទៃក្នុង រវាងនាយកដ្ឋានផ្សេងៗ និងសកម្មភាពទំនាក់ទំនងខាងក្រៅ ដើម្បីជំរុញការលក់ផលិតផល និងសេវាកម្មរបស់ធនាគារ។ នាយកដ្ឋាននេះអភិវឌ្ឍ និងលើកកម្ពស់ការកំណត់ទិសដៅស្លាកសញ្ញាធនាគារ និងរបៀបវារៈទំនាក់ទំនង តាមរយៈក្របខណ្ឌចម្រុះមួយ ដែលមានមុខងារផ្សេងៗគ្នា ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្ម និងទីផ្សារ / ទំនាក់ទំនងសាធារណៈ និងសារព័ត៌មាន / គ្រប់គ្រងការឧបត្ថម្ភ និងការរៀបចំកម្មវិធីទីផ្សារ ព្រមទាំងការគ្រប់គ្រងទំនាក់ទំនងផ្ទៃក្នុង។

សមិទ្ធផលសំខាន់ៗ ក្នុងឆ្នាំ២០១៩

យើងបានកំណត់ទិសដៅយ៉ាងជាក់លាក់ របស់ធនាគារ ស៊ីអាយអិមប៊ី នៅប្រទេសកម្ពុជា ក្នុងនាមជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ និងជាដៃគូពាណិជ្ជកម្ម ដែលមានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ នៅក្នុងស្រុក និងមានបណ្តាញដ៏ទូលំទូលាយ នៅទូទាំងតំបន់អាស៊ាន។ ក្រៅពីបង្កើតយុទ្ធសាស្ត្រ ក្នុងការចាក់គ្រឹះអត្តសញ្ញាណ នៅក្នុងស្រុករបស់ធនាគារ ស៊ីអាយអិមប៊ី យើងបានពឹងផ្អែកលើធនធាន ក្នុងតំបន់ របស់ស៊ីអាយអិមប៊ី គ្រប និងភ្ជាប់សេវាកម្មថ្នាក់តំបន់ ដែលសមស្របបំផុត សម្រាប់អតិថិជនក្នុងប្រទេសកម្ពុជា ដែលរួមមានសេវាកម្មបណ្តាញអេធីអិម ក្នុងតំបន់អាស៊ាន សេវាផ្ទេរប្រាក់តេលេក្រាម ក្នុងថ្ងៃតែមួយ សម្រាប់៥ប្រទេស ក្នុងតំបន់អាស៊ាន ព្រមទាំងកម្មវិធី និងបុព្វសិទ្ធិពិសេសថ្នាក់តំបន់ សម្រាប់ការទិញទំនិញក្នុងហាង ការទទួលទានអាហារ និងដំណើរកម្សាន្តជាដើម។ មិនតែប៉ុណ្ណោះ យើងបានផ្សព្វផ្សាយលក្ខណៈស្លាកសញ្ញាថ្មីរបស់ ស៊ីអាយអិមប៊ី គ្រប គឺ «Forward» ដែលត្រូវបានប្រើប្រាស់រួមគ្នា នៅគ្រប់ទីផ្សារ របស់ស៊ីអាយអិមប៊ី គ្រប ដើម្បីបង្ហាញការប្តេជ្ញាចិត្តរបស់ធនាគារ ស៊ីអាយអិមប៊ី ក្នុងការជំរុញ ដល់ការសម្រេចបានគោលដៅ និងបំណងប្រាថ្នារបស់អតិថិជន។

ក្នុងឆ្នាំ ២០១៩ នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង បានដឹកនាំរៀបចំសកម្មភាព និងព្រឹត្តិការណ៍របស់ធនាគារនានា សម្រាប់ទាំងអតិថិជនទូទៅ និងអតិថិជនជាន់ខ្ពស់របស់ធនាគារ។ យើងបានរៀបចំទិវាថ្លែងអំណរគុណអតិថិជន នៅគ្រប់សាខា ទូទាំងប្រទេស ដែលជាផ្នែកមួយ នៃកម្មវិធីបទពិសោធន៍សេវាកម្មអតិថិជន ដើម្បីភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយនឹងអតិថិជន និងបង្ហាញនូវការថ្លែងអំណរគុណ ដែលពួកគេតែងតែបន្តគាំទ្រ ដល់ធនាគារ នាពេលកន្លងមក។ មិនតែប៉ុណ្ណោះ យើងបានប្រារព្ធពិធីថ្លែងអំណរគុណ ដល់អតិថិជន Preferred នៅចុងឆ្នាំ២០១៩ ដើម្បីពង្រឹងបណ្តាញទំនាក់ទំនង និងបង្ហាញការយកចិត្តទុកដាក់មួយកម្រិតទៀត របស់ធនាគារទៅដល់អតិថិជន។ សម្រាប់កម្មវិធីទំនាក់ទំនងសាធារណៈ យើងបានរៀបចំសន្និសីទសារព័ត៌មានមួយដើម្បីអបអរ និងប្រកាសការឈ្នះពានរង្វាន់ ធនាគារអន្តរជាតិល្អបំផុតនៅកម្ពុជា ក្នុងឆ្នាំ២០១៨ ដែលផ្តល់ដោយទស្សនាវដ្តីល្បីល្បាញ Asiamoney។ ក្នុងរយៈពេលពេញមួយឆ្នាំ យើងបានគាំទ្រដល់គម្រោងទំនួលខុសត្រូវសង្គមរបស់ធនាគារ ទៅលើវិស័យផ្សេងៗគ្នា រួមមានវិស័យអប់រំ សុខាភិបាល សង្គម និងបរិស្ថានជាដើម។

លើសពីសកម្មភាព លើគម្រោងក្នុងស្រុក នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង បានគាំទ្រជារៀងរាល់ឆ្នាំ ដល់ការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ និងការចុះផ្សាយព័ត៌មានអំពីកម្មវិធីអាហារូបករណ៍អាស៊ាន របស់ស៊ីអាយអិមប៊ី ដោយប្រកាសយ៉ាងទូលំទូលាយ និងលើកទឹកចិត្ត ដល់សិស្សនិស្សិតខ្មែរ ក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍១០០%នេះ នៅតាមសាកលវិទ្យាល័យល្បីឈ្មោះ ជុំវិញពិភពលោក។



ជាលទ្ធផល មាននិស្សិតខ្មែរមួយរូប ដែលទទួលបានអាហារូបករណ៍នេះ ហើយកំពុងសិក្សានៅសាកលវិទ្យាល័យ MCGIL ក្នុងប្រទេសកាណាដា

សម្រាប់ផ្នែកទំនាក់ទំនង ទាក់ទងនឹងផលិតផល និងសេវាកម្ម នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង ដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្តោច និងផ្សព្វផ្សាយផលិតផលថ្មី ជាប្រាក់រៀល ទាំងផ្នែកឥណទាន និងប្រាក់បញ្ញើ ដែលជាផ្នែកមួយ នៃការគាំទ្រ និងប្តេជ្ញាចិត្តយ៉ាងមុតមាំ ជាមួយធនាគារជាតិ នៃកម្ពុជា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលខ្មែរ ក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុ និងធនាគារ។ ជាលទ្ធផល ធនាគារសម្រេចបានគោលដៅឥណទាន ១០% ជាប្រាក់រៀល ខណៈដែលកាលពីឆ្នាំ ២០១៨ យើងទទួលបានតែ ២% ប៉ុណ្ណោះ។ ក្រៅពីនេះ យើងបានសម្តោចផលិតផលថ្មី គឺឥណទានបុគ្គល នៅលើទីផ្សារ ដែលមានការប្រកួតប្រជែងខ្លាំង តាមរយៈបណ្តាញទំនាក់ទំនង និងមធ្យោបាយផ្សព្វផ្សាយផ្សេងៗគ្នា។

មិនតែប៉ុណ្ណោះ យើងបានខិតខំបង្កើនការផ្សព្វផ្សាយព័ត៌មានរបស់ធនាគារ ជាមួយនឹងស្ថាប័នសារព័ត៌មាននានា ចាប់ពីសារព័ត៌មានប្រពៃណី រហូតដល់សារព័ត៌មានឌីជីថល ដូចជាកាសែត ទស្សនាវដ្តី វីទេអូ និងទូរទស្សន៍ ព្រមទាំងគេហទំព័រជាដើម។ ជាងនេះទៅទៀត យើងអភិវឌ្ឍទំព័រហ្វេសប៊ុក និងគេហទំព័រ របស់ធនាគារ ដែលជាផ្នែកមួយនៃកម្មវិធីភ្ជាប់ទំនាក់ទំនង ក្នុងបណ្តាញសង្គម ហើយបណ្តាញទំនាក់ទំនងទៅវិញទៅមកថ្មីនេះ បានជួយដល់ធនាគារ ក្នុងការខិតខំកាន់តែជិតជាមួយនឹងអតិថិជនថ្មីៗ ដែលជួយពង្រីកដល់ទិសដៅអាជីវកម្មរបស់យើង។



ធនាគារបានឈ្នះពានរង្វាន់ ធនាគារអន្តរជាតិល្អបំផុត នៅកម្ពុជា ក្នុងឆ្នាំ២០១៩

ផែនការអាទិភាព សម្រាប់ឆ្នាំ២០២០

ឆ្នាំ២០២០ នឹងក្លាយជាឆ្នាំដ៏រីករាយមួយទៀត សម្រាប់នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង។ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានដំណើរការអាជីវកម្មរយៈពេល ១០ឆ្នាំ ដែលជាការចាក់គ្រឹះដ៏សំខាន់មួយ របស់ធនាគារ ក្នុងប្រទេសកម្ពុជា សម្រាប់ផ្នែកអាជីវកម្ម ធនធានមនុស្ស និងស្លាកសញ្ញា។ ធនាគារបានឈ្នះពានរង្វាន់ ធនាគារអន្តរជាតិល្អបំផុត នៅកម្ពុជា ក្នុងឆ្នាំ២០១៩ ដោយផ្អែកលើហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំ ក្នុងតំបន់អាស៊ាន និងសមិទ្ធផលអាជីវកម្មដ៏ល្អប្រពៃ ក្នុងឆ្នាំ២០១៩។ តួនាទីស្នូលរបស់យើង គឺណែនាំស្លាកសញ្ញាឡើងវិញ របស់ធនាគារ ស៊ីអាយអិមប៊ី ទៅកាន់ទីផ្សារ ក្នុងនាមជាធនាគារអន្តរជាតិ ដែលអាចជំរុញឲ្យបំណងប្រាថ្នា និងគោលដៅ ទាំងផ្ទាល់ខ្លួន និងអាជីវកម្មរបស់អតិថិជន ឈានទៅរកភាពជោគជ័យ។ យើងនឹងកសាងវត្តមាន នៅលើបណ្តាញអនឡាញ និងកែលម្អគេហទំព័ររបស់ក្រុមហ៊ុន ដើម្បីធ្វើឲ្យរចនាបថ កាន់តែផ្តល់នូវភាពជិតស្និទ្ធ និងភាពងាយស្រួល ដល់អ្នកប្រើប្រាស់ ក្នុងគោលបំណងទាក់ទាញអតិថិជនថ្មីៗ។ ហើយយើងនឹងបន្តពង្រីកកម្មវិធីទំនាក់ទំនងសាធារណៈរបស់ធនាគារ ដោយភ្ជាប់ទំនាក់ទំនងកាន់តែទូលំទូលាយ ជាមួយនឹងស្ថាប័នសារព័ត៌មាននានា។

សវនកម្មផ្ទៃក្នុង



នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់នូវការវាយតម្លៃឯករាជ្យ ទៅលើភាពគ្រប់គ្រាន់ប្រសិទ្ធភាព និងប្រសិទ្ធផល នៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ដែលអនុវត្តដោយធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ ការវាយតម្លៃរបស់នាយកដ្ឋាននេះ គឺធ្វើទៅលើស្ថានភាពនៃការត្រួតពិនិត្យរបស់ធនាគារ ការវាយតម្លៃហានិភ័យសកម្មភាពត្រួតពិនិត្យ ប្រភពព័ត៌មាន ប្រសិទ្ធភាពនៃការទំនាក់ទំនង និងសកម្មភាពគ្រប់គ្រងតាមដាន។ សវនកម្មផ្ទៃក្នុងមានភារកិច្ចវាយតម្លៃដោយផ្ទាល់ ជូនគណៈកម្មាធិការសវនកម្ម និងមានឯករាជ្យភាព ពីផ្នែកប្រតិបត្តិការអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្មផ្សេងៗ។

នៅក្នុងឆ្នាំ២០១៩ ដោយមានការគាំទ្រពីសវនកម្មផ្ទៃក្នុង នៃស៊ីអាយអិមប៊ី គ្រុប នាយកដ្ឋានសវនកម្មផ្ទៃក្នុង សម្រេចបានការងារចំនួន ១៧ គម្រោង ដែលបានគ្របដណ្តប់ផ្នែកសំខាន់ៗ រួមមាន សវនកម្មសាខា សវនកម្មនាយកដ្ឋាន និងសវនកម្មតាមផ្នែក។

ផែនការរបស់យើងក្នុងឆ្នាំ២០២០ គឺបន្តការងារសវនកម្ម តាមរយៈការវាយតម្លៃហានិភ័យរបស់សវនកម្មផ្ទៃក្នុង ព្រមទាំងការស៊ើបអង្កេតចាំបាច់ផ្សេងៗទៀត។



សម្រេចបានការងារចំនួន

១៧ គម្រោង

នីតិកម្ម និងលេខាធិការក្រុមហ៊ុន



នាយកដ្ឋាននីតិកម្ម និងលេខាធិការក្រុមហ៊ុន រួមមានផ្នែក នីតិកម្ម និងលេខាធិការក្រុមហ៊ុន។ នាយកដ្ឋាននីតិកម្មត្រួតពិនិត្យលើទិដ្ឋភាពផ្នែកច្បាប់នៃសកម្មភាពដែលអនុវត្តដោយធនាគារ និងទទួលខុសត្រូវលើការសម្របសម្រួល ផ្តល់ដំបូន្មាន និងពិនិត្យមើលលើផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ដើម្បីធានាការអនុវត្តអនុលោមទៅតាមច្បាប់ បទប្បញ្ញត្តិ និងសេចក្តីណែនាំផ្សេងៗ។

នាយកដ្ឋាននីតិកម្ម ដើរតួនាទីចម្បងក្នុងការផ្តល់ដំបូន្មានផ្នែកច្បាប់ទៅបុគ្គលិកទាំងអស់នៅក្នុងធនាគារក្នុងការអនុវត្តការងាររបស់ពួកគេ ដើម្បីធានាបានថាអត្ថប្រយោជន៍របស់ធនាគារត្រូវបានការពារក្នុងការធ្វើអាជីវកម្មលើគ្រប់វិស័យ។ ក្នុងនោះផងដែរ នាយកដ្ឋាននីតិកម្ម បានចាត់ចែងរឿងក្តីតុលាការដែលទទួលបានពីនាយកដ្ឋានផ្សេងៗរបស់ធនាគារ រួចហើយសហការជាមួយក្រុមមេធាវីខាងក្រៅដើម្បីគ្រប់គ្រងរឿងក្តីឡើងតុលាការ។

ដើម្បីឱ្យស្របជាមួយនឹងអភិបាលកិច្ចល្អ លេខាធិការក្រុមហ៊ុនពួកយើង បន្តផ្តល់ការគាំទ្រទៅដល់ក្រុមប្រឹក្សាភិបាល និង គណៈគ្រប់គ្រង លើកាតព្វកិច្ច និង ទំនួលខុសត្រូវ។ លេខាធិការក្រុមហ៊ុនមានតួនាទីផ្តល់ដំបូន្មានលើការងារអភិបាលកិច្ច រួមមានតម្រូវការផ្នែកច្បាប់ និងបទប្បញ្ញត្តិ ទៅគ្រប់ផ្នែកក្នុងធនាគារ។ លេខាធិការក្រុមហ៊ុន ក៏ចូលរួមចាត់ចែងការងារប្រចាំថ្ងៃរបស់ លេខាធិការក្រុមហ៊ុន និង មុខងាររបស់ធនាគារ រួមទាំងនីតិវិធីដែលពាក់ព័ន្ធក្នុងការអនុម័តរបស់អាជ្ញាធរ និង បញ្ញត្តិករ។

នាយកដ្ឋានក៏ចូលរួមធ្វើការងារផ្សេងៗ និង គម្រោងរបស់ធនាគារ ដើម្បីធានាដល់ទំនួលខុសត្រូវរបស់ធនាគារចំពោះបទប្បញ្ញត្តិនានា។

បទពិសោធន៍សេវាកម្មអតិថិជន



នាយកដ្ឋានបទពិសោធន៍សេវាកម្មអតិថិជន ត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ធនាគារ តាមរយៈការផ្តល់ជូននូវសេវាកម្មល្អបំផុត ក្នុងការបំពេញចិត្តអតិថិជន។ នាយកដ្ឋាននេះ អនុវត្តវិធីសាស្ត្រនៃការផ្តោតការយកចិត្តទុកដាក់ ទៅលើអតិថិជន ដើម្បីបំពេញសេចក្តីត្រូវការរបស់ពួកគេ នៅគ្រប់កម្រិត តាមរយៈភាគីពាក់ព័ន្ធ រួមមានសាខាធនាគារ ការិយាល័យបម្រើសេវាកម្មអតិថិជន ព្រមទាំងអង្គភាពប្រឈមអតិថិជននានា ដែលមានប្រព័ន្ធខ្លីជីវថវិកា ដូចជាសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណេត និងគេហទំព័ររបស់ធនាគារ ក៏ដូចជាដំណើរការក្រុមការងារគាំទ្រផ្សេងៗផងដែរ។ ក្រៅពីនេះ នាយកដ្ឋានបទពិសោធន៍សេវាកម្មអតិថិជន ធានាថា ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ពង្រឹងការប្តេជ្ញាចិត្តទាំងបីរបស់ខ្លួន ទៅកាន់អតិថិជន រួមមានប្រសិទ្ធភាព និងភាពងាយស្រួល ក្នុងការសហការជាមួយធនាគារ ស៊ីអាយអិមប៊ី ហើយយើងនឹងតែងតែជំរុញការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជន។

នាយកដ្ឋានបទពិសោធន៍សេវាកម្មអតិថិជន ក៏ទទួលបន្ទុកផ្នែកគ្រប់គ្រងការគាំទ្រអាជីវកម្មផងដែរ ដោយពិនិត្យមើលភាពស្របគ្នា និងការអភិវឌ្ឍនៃប្រព័ន្ធ ព្រមទាំងដំណើរការបំពេញមុខងារ។ នាយកដ្ឋាននេះជួយគាំទ្រការគ្រប់គ្រងគម្រោង ដល់អង្គភាពអាជីវកម្មទាំងអស់ នៅក្នុងធនាគារ ដោយធានានូវការអនុវត្តគម្រោង តាមកាលកំណត់។

ក្នុងឆ្នាំ២០១៩ នាយកដ្ឋានបទពិសោធន៍សេវាកម្មអតិថិជន សម្រេចបានការអនុវត្តគម្រោងផ្តល់មតិយោបល់របស់អតិថិជន និងគុណភាពបម្រើសេវាកម្មអតិថិជន តាមរយៈការពង្រឹងយន្តការប្រសិទ្ធភាពនៃប្រតិបត្តិការ និងការបង្កើតថ្មីៗ យើងសម្រេចបានគម្រោងកែលម្អក្របខណ្ឌផ្តល់មតិយោបល់ របស់អតិថិជន តាមប្រព័ន្ធខ្លីជីវថវិកា ដោយដាក់ឱ្យប្រើឧបករណ៍បង្កប់អេក្រង់ ដើម្បីប្រមូលមតិយោបល់ជាក់ស្តែង ពីអតិថិជនរបស់យើង នៅតាមសាខាធនាគារ។ មិនតែប៉ុណ្ណោះ នាយកដ្ឋានបទពិសោធន៍សេវាកម្មអតិថិជន នាំយកកម្មវិធីពានរង្វាន់បុគ្គលិកឆ្នើម ផ្នែកសេវាកម្មបម្រើអតិថិជន ដើម្បីផ្តល់ជូនដល់បុគ្គលិក ដែលបានបង្ហាញអកប្បកិរិយាយកចិត្តទុកដាក់ខ្ពស់ ដល់អតិថិជន ហើយបុគ្គលិករបស់ធនាគារ ស៊ីអាយអិមប៊ី ក្នុងតំបន់អាស៊ាន អាចចូលរួមបាន រួមមានប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ និងកម្ពុជា។

ផែនការ ក្នុងឆ្នាំ២០២០ សម្រាប់នាយកដ្ឋានបទពិសោធន៍សេវាកម្មអតិថិជន គឺបន្តកែលម្អដំណើរការ និងប្រព័ន្ធប្រតិបត្តិការធនាគារ ឱ្យកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់បទពិសោធន៍សេវាកម្មអតិថិជន និងវប្បធម៌នៃការយកចិត្តទុកដាក់ ដែលក្នុងនោះយើងមានកម្មវិធីជាច្រើន ដើម្បីការពារអតិថិជនរបស់យើង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ដែលយកអតិថិជនជាធំ។

គ្រប់គ្រងផលិតផល



នាយកដ្ឋានគ្រប់គ្រងផលិតផល គឺជាផ្នែកដ៏សំខាន់នៃសកម្មភាពអាជីវកម្មរបស់ធនាគារ។ មុខងាររបស់នាយកដ្ឋាននេះ គឺជួយជំរុញធនាគារឱ្យរក្សាបាននូវភាពប្រកួតប្រជែង និងបន្តបង្កើនចំណែកទីផ្សារ ដោយធ្វើការណែនាំផលិតផល និងសេវាកម្មថ្មីៗបន្ថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជន។

ធនាគារ ស៊ីអាយអិមប៊ី ចូលរួមគាំទ្រ ជាមួយនឹងធនាគារជាតិ នៃកម្ពុជា ក្នុងការប្រើប្រាស់រូបិយប័ណ្ណជាតិ។ ចាប់ពីឆ្នាំ២០១៩ យើងបានណែនាំផលិតផលប្រាក់បញ្ញើ និងឥណទាន ជាប្រាក់រៀល ដែលផ្តល់ឱ្យអតិថិជន នូវជម្រើសរូបិយប័ណ្ណក្នុងស្រុក ក្នុងកម្រិតល្អប្រសើរ សមស្របនឹងតម្រូវការគ្រប់គ្រងទុនបង្វិល និងតម្រូវការវិនិយោគ នៃអាជីវកម្មរបស់ពួកគេ។

នាយកដ្ឋានគ្រប់គ្រងផលិតផល ក៏ទទួលបន្ទុកលើផ្នែកសេវាកម្មធនាគារខ្លីជីវថវិកាផងដែរ ដែលរួមចំណែករក្សា នូវភាពប្រកួតប្រជែង នៅក្នុងទីផ្សាររបស់ធនាគារ តាមរយៈការណែនាំ និងលើកកម្ពស់ផលិតផល និងសេវាកម្មថ្មីៗបន្ថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជន ស្របតាមការវិវឌ្ឍ ផ្នែកបច្ចេកវិទ្យាទំនើប។ សេវាកម្មធនាគារខ្លីជីវថវិកា គឺរួមមានម៉ាស៊ីនប្រតិបត្តិការ ដោយខ្លួនឯង និងសេវាកម្មបណ្តាញអេធីអិម ថ្នាក់តំបន់ ដែលអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ ស៊ីអាយអិមប៊ី អាចដកប្រាក់ជាប្រចាំរូបិយប័ណ្ណក្នុងស្រុក នៅប្រទេស ក្នុងតំបន់អាស៊ាន រួមមានប្រទេស ម៉ាឡេស៊ី សិង្ហបុរី ថៃ និងឥណ្ឌូនេស៊ី។

សម្រាប់ឆ្នាំ២០២០ យើងមានបំណងអភិវឌ្ឍផលិតផល ឱ្យកាន់តែប្រកួតប្រជែង និងថ្លៃប្រឌិតខ្ពស់ ទាំងលើឥណទាន និងប្រាក់បញ្ញើ ស្របតាមបទពិសោធន៍ល្អបំផុត នៅក្នុងស៊ីអាយអិមប៊ី គ្រប់ៗ មិនតែប៉ុណ្ណោះ យើងមានគម្រោងពង្រឹងការអភិវឌ្ឍ នៃសេវាកម្មធនាគារខ្លីជីវថវិកា តាមរយៈបណ្តាញផ្សេងៗគ្នា ដើម្បីអាចទៅដល់អ្នកប្រើប្រាស់កាន់តែច្រើន ស្របតាមទស្សនវិស័យរបស់យើង ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបំពេញចិត្ត និងតម្រូវការរបស់អតិថិជន។



យើងបានណែនាំផលិតផលប្រាក់បញ្ញើ និងឥណទានជាប្រាក់រៀល



អភិបាលកិច្ចធនាគារ

- ៣៦ សេចក្តីថ្លែងការណ៍ ស្តីពីអភិបាលកិច្ចធនាគារ
- ៤៦ របាយការណ៍គណៈកម្មាធិការសវនកម្ម
- ៤៩ សេចក្តីថ្លែងការណ៍ ស្តីអំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង
- ៥៣ រចនាសម្ព័ន្ធនៃការគ្រប់គ្រង ពីក្រុមហ៊ុនមេ
- ៥៣ រចនាសម្ព័ន្ធក្រុមហ៊ុន
- ៥៤ របាយការណ៍ព័ត៌មានរបស់ធនាគារ



សេចក្តីថ្លែងការណ៍ ស្តីពីអភិបាលកិច្ចធនាគារ

ក្រុមប្រឹក្សាភិបាល មានជំនឿថា អភិបាលកិច្ចធនាគារដ៏រឹងមាំមួយ មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការផ្តល់នូវតម្លៃ ជានិរន្តរ៍ ការលើកកម្ពស់សុចរិតភាព ក្នុងការធ្វើធុរកិច្ច និងការរក្សា នូវទំនុកចិត្ត របស់វិនិយោគិន ចំពោះធនាគារឆ្ពោះទៅរកការសម្រេចបាន នូវគោលដៅ និងទស្សនវិស័យរបស់ ធនាគារ។

វប្បធម៌ និងរចនាសម្ព័ន្ធអភិបាលកិច្ច ប្រកបដោយប្រសិទ្ធភាព គឺជាធាតុសំខាន់បំផុត ក្នុងការ កំណត់ អំពីរបៀបរបបដែលធនាគារដំណើរការ ហើយថ្នាក់ដឹកនាំធនាគារតែងតែសង្កត់ធ្ងន់ លើ ចំណុចនេះ ក្នុងការណែនាំដល់គ្រប់បុគ្គលិករបស់ខ្លួនទាំងអស់ ជាបន្តបន្ទាប់។ ក្រុមប្រឹក្សាភិបាលកិច្ច ដែលធនាគារសម្រេចយក ត្រូវបានរៀបចំឡើង ដោយផ្អែកលើគោលការណ៍នានា និងការអនុវត្ត ល្អបំផុត ដូចមានចែងក្នុងប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា ស្តីពីអភិបាលកិច្ចរបស់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ និងប្រកាស ស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រូវ និងសមស្រប សម្រាប់បុគ្គល ដាក់ពាក្យស្នើសុំ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណ និងការអនុវត្តល្អបំផុត ជាលក្ខណៈអន្តរជាតិ ក្នុងអភិបាលកិច្ចធនាគារ ដែលពាក់ព័ន្ធ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល និងតុល្យភាពនៃក្រុមប្រឹក្សាភិបាល

បច្ចុប្បន្ននេះ ក្រុមប្រឹក្សាភិបាល មានសមាជិកចំនួន ០៦ រូប ដែលរួមមានអភិបាលប្រតិបត្តិ ចំនួន ០១ រូប និងអភិបាលមិនប្រតិបត្តិចំនួន ០៥ រូប ហើយក្នុងចំណោមអភិបាលទាំងអស់ មាន អភិបាលចំនួន ០៣ រូប ជាអភិបាលឯករាជ្យ។ ក្រុមប្រឹក្សាភិបាល បានបញ្ជាក់ថា សមាសភាព ក្រុមប្រឹក្សាភិបាល មានចំនួនអភិបាលឯករាជ្យគ្រប់គ្រាន់ ដែលអាចធ្វើការវិនិច្ឆ័យ ដោយឯករាជ្យ បំផុត នៅក្នុងកិច្ចពិភាក្សានានា របស់ក្រុមប្រឹក្សាភិបាល។ ក្រុមប្រឹក្សាភិបាល ក៏គោរពដំណើរការ នៃការធ្វើសេចក្តីសម្រេចរួមផងដែរ។

ក្រុមប្រឹក្សាភិបាល ទទួលបានអត្ថប្រយោជន៍ ពីការចូលរួមចំណែកនានា របស់អភិបាលមិន ប្រតិបត្តិម្នាក់ៗ នៅក្នុងគ្រប់វិស័យទាំងអស់ នៃអាជីវកម្មរបស់ធនាគារ។ បន្ថែមពីលើជំនាញ និង បទពិសោធន៍ ផ្នែកអាជីវកម្មជាច្រើនឆ្នាំ របស់អភិបាលម្នាក់ៗ អភិបាលមិនប្រតិបត្តិ ក៏ធ្វើការវិនិច្ឆ័យ ដោយឯករាជ្យ ក្នុងកិច្ចពិភាក្សា ស្តីពីបញ្ហាយុទ្ធសាស្ត្រ សវនកម្ម ប្រតិបត្តិការ និងហានិភ័យផងដែរ។

រចនាសម្ព័ន្ធ និងសមាសភាពរបស់ក្រុមប្រឹក្សាភិបាល ត្រូវគោរពទៅតាមលក្ខខណ្ឌតម្រូវ ដែល មានចែង ក្នុងប្រកាសរបស់ ធនាគារជាតិ នៃកម្ពុជា។



ដើម្បីធានាឲ្យបាន នូវតុល្យភាពនៃអំណាច ការបង្កើននូវគណនេយ្យភាព និងសមត្ថភាព ក្នុងការធ្វើសេចក្តីសម្រេច ប្រកបដោយឯករាជ្យភាព នោះតួនាទីរបស់ប្រធានក្រុមប្រឹក្សាភិបាល និងតួនាទីរបស់អភិបាលប្រតិបត្តិ (Executive Director) ត្រូវបានបែងចែក និងដាក់ឲ្យនៅដាច់ពី គ្នា ដោយមានការបែងចែកយ៉ាងច្បាស់លាស់ អំពីការទទួលខុសត្រូវ រវាងប្រធានក្រុមប្រឹក្សាភិបាល និងអភិបាលប្រតិបត្តិ ដើម្បីជៀសវាងកុំឲ្យបុគ្គលណាម្នាក់ ឬក្រុមណាមួយអាចត្រួតត្រា លើ ដំណើរការ នៃការធ្វើសេចក្តីសម្រេចបាន។

ប្រធានក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល ត្រូវបានដឹកនាំដោយប្រធានក្រុមប្រឹក្សាភិបាល គឺ Datuk Mohd Nasir Ahmad ដែលបានតែងតាំងជា ប្រធានក្រុមប្រឹក្សាភិបាលបន្ត ពី Dato' Wira Zainal Abidin Mahamad Zain នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។ Datuk Mohd Nasir Ahmad ទទួលខុសត្រូវ លើការដឹកនាំ និងការគ្រប់គ្រងក្រុមប្រឹក្សាភិបាល និងធានាប្រសិទ្ធភាព នៃការបំពេញមុខងាររបស់ ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាភិបាល។ ប្រធានក្រុមប្រឹក្សាភិបាល បំពេញតួនាទីផ្លូវការ ជាថ្នាក់ដឹកនាំ និងធ្វើជាអធិបតី ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទាំងអស់ ដឹកនាំ ការពិភាក្សា រវាងអភិបាល ព្រមទាំងតម្រង់ទិសក្រុមប្រឹក្សាភិបាល ក្នុងការត្រួតពិនិត្យ លើការ គ្រប់គ្រងធនាគារផងដែរ។ ប្រធានក្រុមប្រឹក្សាភិបាលធ្វើការសម្របសម្រួលលំហូរព័ត៌មានរវាងគណៈ គ្រប់គ្រង និងក្រុមប្រឹក្សាភិបាល ព្រមទាំងប្រឹក្សាយោបល់ ជាមួយគណៈគ្រប់គ្រង ដើម្បីដាក់ចេញ នូវរបៀបវារៈ សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សានីមួយៗ។

អភិបាលប្រតិបត្តិ

លោក ប៊ុន យ៉ែន ដែលមានសញ្ជាតិខ្មែរ គឺជាប្រធាននាយកប្រតិបត្តិរបស់ធនាគារ ហើយក៏ជា អភិបាលប្រតិបត្តិផងដែរ។ លោកត្រូវបានតែងតាំងជា ប្រធាននាយកប្រតិបត្តិ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ និងតែងតាំងជា អភិបាលប្រតិបត្តិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។ លោក ប៊ុន យ៉ែន ក៏ជា បុគ្គលដ៏ប្លែក ដែលដឹកនាំធនាគារបរទេសលំដាប់អន្តរជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្នុងនាមជាអភិបាលប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ លោក ប៊ុន យ៉ែន ទទួលខុសត្រូវរួម លើ ការអនុវត្តយុទ្ធសាស្ត្ររបស់ធនាគារ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល រៀបចំអាជីវកម្ម របស់ធនាគារ និងដឹកនាំប្រតិបត្តិការ ស្របតាមគោលដៅយុទ្ធសាស្ត្រ និងទិសដៅអាជីវកម្ម។ លោកធ្វើការដឹកនាំគណៈគ្រប់គ្រង ក្នុងការអនុវត្តយុទ្ធសាស្ត្រ និងទស្សនវិស័យរបស់ធនាគារ។ ក្នុង ឋានៈជាអភិបាលប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ លោកទទួលខុសត្រូវ ចំពោះមុខក្រុមប្រឹក្សាភិបាល លើប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ។

ទំហំ និងសមាសភាពរបស់ក្រុមប្រឹក្សាភិបាល

ទំហំ និងសមាសភាពរបស់ក្រុមប្រឹក្សាភិបាល ត្រូវបានពិនិត្យឡើងវិញ ជាទៀងទាត់ ដោយ ពិនិត្យមើល ទៅលើវិសាលភាព លក្ខណៈ ភាពខុសប្លែកគ្នា និងការពង្រីកអាជីវកម្មធនាគារ។

ក្រុមប្រឹក្សាភិបាល យល់ឃើញ និងអះអាងថា សមាសភាពក្រុមប្រឹក្សាភិបាល នាពេលបច្ចុប្បន្ន មានលក្ខណៈគ្រប់គ្រាន់ សម្រាប់ការគ្រប់គ្រងអាជីវកម្មទាំងមូលរបស់ធនាគារ។ សមាជិកក្រុម ប្រឹក្សាភិបាលបច្ចុប្បន្ន បាននាំយកនូវចំណេះដឹង បទពិសោធន៍ និងជំនាញដ៏មានតម្លៃ មកកាន់ ក្រុមប្រឹក្សាភិបាល ដើម្បីដឹកនាំធនាគារឆ្ពោះ ទៅសម្រេចទស្សនវិស័យរបស់ក្រុមហ៊ុនមេ ស៊ីអាយអិមប៊ី ក្រុប (CIMB Group)។

អភិបាលទាំងអស់របស់ធនាគារ សុទ្ធតែបានបំពេញតាមលក្ខខណ្ឌវិនិច្ឆ័យគ្រប់គ្រាន់ ដើម្បី ទទួលបានមុខតំណែងជា អភិបាល ដូចមានចែងក្នុងប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា។ គ្រប់ អភិបាលឯករាជ្យទាំងអស់របស់ធនាគារ បង្ហាញពីការវិនិច្ឆ័យ ដោយឯករាជ្យ និងអាចទទួលយក បាន និងមិនចូលរួម ក្នុងប្រតិបត្តិការអាជីវកម្មណា ដែលអាចមានផលប៉ះពាល់ ដល់ការវិនិច្ឆ័យ និងការធ្វើសេចក្តីសម្រេច ដោយឯករាជ្យរបស់ខ្លួន។

ប្រវត្តិសង្ខេបរបស់អភិបាលម្នាក់ៗ មានបង្ហាញ នៅលើទំព័រ ៧០ ដល់ ៧៧ នៃរបាយការណ៍ ប្រចាំឆ្នាំនេះ។

ក្រុមស៊ីលធម៌របស់អភិបាល

ក្រុមប្រឹក្សាភិបាល គោរពតាមវិធាន នៃក្រុមស៊ីលធម៌ ដែលមានចែងក្នុងប្រកាសរបស់ធនាគារ ជាតិ នៃកម្ពុជា។

អភិបាលធនាគារប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ ដែលជាគោលការណ៍ណែនាំ សម្រាប់ការអនុវត្ត នូវបទដ្ឋានក្រមសីលធម៌មួយដ៏ត្រឹមត្រូវ និងការអនុវត្តអាជីវកម្ម ប្រកបដោយភាពប្រុងប្រយ័ត្ន ក៏ដូចជាបទដ្ឋានអាកប្បកិរិយា ប្រកបដោយក្រមសីលធម៌ សម្រាប់អភិបាលម្នាក់ៗ ដោយផ្អែកទៅលើគោលការណ៍សុចរិតភាព ការទទួលខុសត្រូវ ភាពស្មោះត្រង់ និងការទទួលខុសត្រូវ ចំពោះសង្គម។

កាតព្វកិច្ច និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល គឺជាអង្គភាពមួយរបស់ធនាគារ ដែលធ្វើសេចក្តីសម្រេចចុងក្រោយបង្អស់ លើកលែងតែបញ្ហាណា ដែលទាមទារឲ្យមានការអនុម័តយល់ព្រមពីភាគទុនិក។ ក្រុមប្រឹក្សាភិបាល ដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ និងទស្សនវិស័យរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវទាំងស្រុង លើការដឹកនាំ គ្រប់គ្រង ណែនាំ និងត្រួតពិនិត្យ លើគ្រប់ប្រតិបត្តិការទាំងមូលរបស់ធនាគារ និងពង្រឹងបទដ្ឋាននៃគណនេយ្យភាព ក្នុងគោលគំនិតជួយដល់គណៈគ្រប់គ្រង ដើម្បីអាចអនុវត្តកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។

ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវរួម លើការបង្កើតក្របខណ្ឌការងារ នៃអភិបាលកិច្ចល្អ នៅក្នុងធនាគារ រាប់បញ្ចូលទាំងដំណើរការនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងការប្រតិបត្តិតាមច្បាប់។ សមាជិកក្រុមប្រឹក្សាភិបាលគ្រប់រូប នាំយកនូវការវិនិច្ឆ័យឯករាជ្យ ចំណេះដឹងផ្សេងៗគ្នា និងបទពិសោធន៍នានា ដើម្បីធ្វើការពិភាក្សា អំពីបញ្ហានានា ទាក់ទងនឹងយុទ្ធសាស្ត្រប្រតិបត្តិការ ធនធាន និងការធ្វើអាជីវកម្ម។

ក្រុមប្រឹក្សាភិបាល បានអនុម័តលើរបៀបវារៈ នៃបញ្ហាមួយចំនួន ដែលត្រូវបានរៀបចំ សម្រាប់សុំការអនុម័ត ពីក្រុមប្រឹក្សាភិបាល រាប់បញ្ចូលទាំង (ក្នុងចំណោមចំណុចផ្សេងៗទៀតជាច្រើន) ការត្រួតពិនិត្យឡើងវិញ និងការយល់ព្រម លើចំណុច ដូចខាងក្រោម៖

- ផែនការយុទ្ធសាស្ត្រ/អាជីវកម្ម និងគម្រោងថវិកាប្រចាំឆ្នាំ។
- ការវិនិយោគថ្មីៗ ការផ្តាច់ខ្លួន ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងការទិញក្រុមហ៊ុន ការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ រាប់បញ្ចូលទាំងការបង្កើតក្រុមហ៊ុនឬត្រួតសម្ព័ន្ធ ការចូលហ៊ុន ឬសម្ព័ន្ធយុទ្ធសាស្ត្រ ទាំងនៅក្នុងស្រុក និងក្រៅស្រុក។
- របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងភាគលាភបំណុលៈអាសន្ន និងការផ្តល់យោបល់ លើភាគលាភចុងក្រោយ ដែលត្រូវចែកជូនភាគហ៊ុនិក នៅមុនពេលផ្សព្វផ្សាយ និងប្រកាសផ្សាយជាសាធារណៈ អំពីការបែងចែកភាគលាភ។
- ការតែងតាំងអភិបាលនិងប្រធាននាយកប្រតិបត្តិថ្មីនិងការកំណត់ប្រាក់បៀវត្សរ៍និងអត្ថប្រយោជន៍ផ្សេងៗរបស់ពួកគាត់។

ការទទួលខុសត្រូវរបស់ខ្លួនៗ របស់ក្រុមប្រឹក្សាភិបាល មានដូចខាងក្រោម៖

- ផ្តល់នូវគោលដៅ និងគោលនយោបាយច្បាស់លាស់ សម្រាប់ឲ្យមន្ត្រីប្រតិបត្តិជាន់ខ្ពស់អនុវត្ត។
- ធានាឲ្យមាននូវការត្រួតពិនិត្យគ្រប់គ្រាន់ ព្រមទាំងមានប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រាន់ ដើម្បីសម្រួល ដល់ការអនុវត្តគោលនយោបាយរបស់ធនាគារផងដែរ។
- តាមដាន អំពីភាពជោគជ័យរបស់គណៈគ្រប់គ្រង ក្នុងការអនុវត្តយុទ្ធសាស្ត្រ ផែនការ និងគម្រោងថវិកា ដែលបានអនុម័តរួច។
- ស្វែងយល់ពីហានិភ័យចម្បងៗ ដែលទាក់ទងនឹងអាជីវកម្មរបស់ធនាគារ និងធានាថា មានប្រព័ន្ធបច្ចេកវិទ្យាដើម្បីត្រួតពិនិត្យនិងគ្រប់គ្រងលើហានិភ័យប្រកបដោយប្រសិទ្ធភាពក្នុងទស្សនវិស័យទទួលបានលទ្ធផល និងភាពជោគជ័យរយៈពេលវែង សម្រាប់ធនាគារ។
- តាមដានត្រួតពិនិត្យ និងសិក្សាវាយតម្លៃ លើការអភិវឌ្ឍ ដែលអាចជះឥទ្ធិពល ដល់ផែនការយុទ្ធសាស្ត្រនានារបស់ធនាគារ។
- ពិនិត្យឡើងវិញ លើភាពគ្រប់គ្រាន់ និងសុចរិតភាព នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ និងប្រព័ន្ធព័ត៌មានគ្រប់គ្រង រាប់បញ្ចូលទាំងប្រព័ន្ធ នៃការប្រតិបត្តិតាមវិធានច្បាប់ បទបញ្ជាសាហាចរ និងគោលការណ៍ណែនាំនានា ជាធរមាន។
- បញ្ចៀសវិវាទផលប្រយោជន៍ និងធានាការផ្សព្វផ្សាយព័ត៌មាន អំពីវិវាទផលប្រយោជន៍ ដែលអាចកើតមាន។
- ប្រកាន់ខ្ជាប់ និងអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ ស្តីពីធនាគារ ព្រមទាំងច្បាប់ វិធាន និងបទប្បញ្ញត្តិផ្សេងទៀតផងដែរ។

ក្រៅពីការទទួលខុសត្រូវសំខាន់ៗ ដែលបានរៀបរាប់ខាងលើ ក្រុមប្រឹក្សាភិបាល ក៏ប្រគល់ការទទួលខុសត្រូវជាក់លាក់មួយចំនួនឲ្យគណៈកម្មាធិការនានាផងដែរ។ ក្នុងខណៈដែលគណៈកម្មាធិការទាំងនេះ មានសិទ្ធិអំណាចពិភាក្សា និងសម្រេចលើបញ្ហាជាក់លាក់ណាមួយ គណៈកម្មាធិការនោះក៏ត្រូវរាយការណ៍ជូនក្រុមប្រឹក្សាភិបាល អំពីសេចក្តីសម្រេច និង/ឬ អនុសាសន៍របស់ខ្លួន ហើយការទទួលខុសត្រូវចុងក្រោយ ចំពោះបញ្ហាទាំងអស់នោះ នៅតែជាប់លាប់ក្រុមប្រឹក្សាភិបាលទាំងមូល។

តួនាទី ភារកិច្ច និងការទទួលខុសត្រូវ របស់គណៈកម្មាធិការនានា មានបង្ហាញនៅទំព័រ ៤០ ដល់ ៤៥។

ការតែងតាំងសមាជិកក្រុមប្រឹក្សាភិបាល

ធនាគារអនុវត្តតាមសេចក្តីសម្រេច របស់គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ ដែលជាគណៈកម្មាធិការមួយរបស់ស៊ីអាយអិមប៊ី គ្រុប ហ្វូលឌីង ប៊ឺហាដ (CIMB Group Holdings Berhad)។ គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការនៃក្រុមហ៊ុនមេ ទទួលបន្ទុកកំណត់ និងបញ្ជូនបេក្ខភាព ដែលសក្តិសម សម្រាប់តំណែងអភិបាល ទៅក្រុមប្រឹក្សាភិបាល ដើម្បីសុំការអនុម័តយល់ព្រម លើការតែងតាំង មិនថាសម្រាប់បំពេញតំណែង ដែលទំនេរ ឬបន្ថែមលើតំណែង ដែលមានស្រាប់ ដើម្បីបំពេញតាមតម្រូវការប្រែប្រួលរបស់ធនាគារ។ មុនពេលផ្តល់អនុសាសន៍ លើការតែងតាំងអភិបាល ទៅក្រុមប្រឹក្សាភិបាល គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការរបស់ក្រុមហ៊ុនមេ នឹងអនុវត្តការវាយតម្លៃឬតំបន់ និងគ្រប់ជ្រុងជ្រោយ លើបេក្ខភាពជាអភិបាលដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនានា ដែលបានអនុម័ត ដោយក្រុមប្រឹក្សាភិបាល។ ធនាគារក៏ពិចារណា ទៅលើប្រភេទអាជីវកម្មរបស់ធនាគារ និងផ្តល់តម្លៃជាមួយសមត្ថភាព និងការរួមចំណែក ដែលរំពឹងទុក ពីបេក្ខភាពដែលទទួលតំណែងនេះផងដែរ។

នីតិវិធីនៃការតែងតាំងត្រូវធ្វើឡើងស្របតាមប្រកាសនិងគោលការណ៍និងនីតិវិធីរបស់ក្រុមហ៊ុនមេ ស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវ និងសមស្រប សម្រាប់បុគ្គលកាន់មុខងារ ដែលមានការទទួលខុសត្រូវសំខាន់របស់ក្រុមហ៊ុន (គោលការណ៍ស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវនិងសមស្រប)។ គោលការណ៍នេះ ចែងនូវនីតិវិធីផ្លូវការមួយ សម្រាប់ការតែងតាំងអភិបាល ប្រធានក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិ។ បេក្ខភាពនីមួយៗ ត្រូវឆ្លងកាត់ការវាយតម្លៃដែលត្រឹមត្រូវ ហើយគណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការរបស់ក្រុមហ៊ុនមេ ត្រូវធ្វើការបញ្ជាក់ថា បេក្ខភាពនោះមានលក្ខខណ្ឌសក្តិសម និងត្រឹមត្រូវ សម្រាប់មុខតំណែង ដែលត្រូវតែងតាំង។

គោលការណ៍ ស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវ និងសមស្រប ក៏ចែងអំពីលក្ខណៈវិនិច្ឆ័យមួយចំនួន សម្រាប់ធ្វើការវាយតម្លៃពីភាពសក្តិសមរបស់បេក្ខភាព ដែលត្រូវតែងតាំង ដូចខាងក្រោម៖

- i. សុចរិតភាព ភាពស្មោះត្រង់ និងកេរ្តិ៍ឈ្មោះបុគ្គល ដែលបេក្ខភាពម្នាក់ៗត្រូវមាន ដូចជាមានភាពស្មោះត្រង់ សុចរិតភាព ភាពឧស្សាហ៍ព្យាយាម គំនិតឯករាជ្យ និងមិនលម្អៀង។
- ii. សមត្ថភាព ដែលបេក្ខជនត្រូវមាន ដូចជាជំនាញ បទពិសោធន៍ការងារ សមត្ថភាព និងការប្តេជ្ញាចិត្ត ដែលចាំបាច់ ដើម្បីអនុវត្តតួនាទីរបស់ខ្លួន។
- iii. សុចរិតភាព ផ្នែកហិរញ្ញវត្ថុ ដែលបេក្ខជនត្រូវគ្រប់គ្រងឥណទាន ឬកិច្ចការហិរញ្ញវត្ថុរបស់ខ្លួន ដោយប្រុងប្រយ័ត្នបំផុត។

នីតិវិធី សម្រាប់កំណត់អត្តសញ្ញាណ និងស្នើឈ្មោះបេក្ខជន ដោយគណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការរបស់ក្រុមហ៊ុនមេ សម្រាប់ការតែងតាំងតំណែងនេះមាន ០៥ ដំណាក់កាលដូចខាងក្រោម៖

ក្របខណ្ឌ នៃការស្នើឈ្មោះបេក្ខជន



សំណើសុំតែងតាំងអភិបាលថ្មី គឺអាស្រ័យលើការពិនិត្យ និងអនុម័តយល់ព្រមជាមុនរបស់ធនាគារជាតិ នៃកម្ពុជា។

ការតែងតាំង និងការបោះឆ្នោតជ្រើសតាំងអភិបាល ជាថ្មីម្តងទៀត

ជារៀងរាល់ឆ្នាំ នៅក្នុងមហាសន្និបាតប្រចាំឆ្នាំ ១/៣ នៃចំនួនសមាជិកក្រុមប្រឹក្សាភិបាល ត្រូវបញ្ចប់តំណែងរបស់ខ្លួន ប៉ុន្តែពួកគាត់នៅតែមានសិទ្ធិអាចឈរឈ្មោះ ឲ្យគេបោះឆ្នោតសាជាថ្មីបាននៅក្នុងមហាសន្និបាត ប្រចាំឆ្នាំនោះ។ បន្ថែមពីលើនេះទៀត លក្ខន្តិកៈធនាគារតម្រូវថា នៅក្នុងរយៈពេល ០៣ ឆ្នាំម្តង អភិបាលទាំងអស់ត្រូវបញ្ចប់ពីមុខតំណែង យ៉ាងហោចណាស់ឲ្យបានម្តង ប៉ុន្តែពួកគាត់នៅមានសិទ្ធិឈរឈ្មោះ ឲ្យគេបោះឆ្នោតជ្រើសរើសសាជាថ្មីបាន នៅក្នុងមហាសន្និបាតប្រចាំឆ្នាំ។ គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការរបស់ក្រុមហ៊ុនមេ ត្រូវផ្តល់អនុសាសន៍ លើសំណើសុំតែងតាំង និងបោះឆ្នោតជ្រើសរើសអភិបាលសាជាថ្មី ជូនក្រុមប្រឹក្សាភិបាល មុននឹងដាក់ជូនភាគទុនិកអនុម័ត នៅក្នុងមហាសន្និបាត ប្រចាំឆ្នាំ។

កិច្ចប្រជុំ និងការផ្តល់ព័ត៌មាន ទៅក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល ត្រូវជួបប្រជុំជាប្រចាំ ដើម្បីពិភាក្សាលើយុទ្ធសាស្ត្រអាជីវកម្ម ប្រតិបត្តិការហិរញ្ញវត្ថុ បញ្ហាដែលទាក់ទងនឹងការអនុវត្តបទប្បញ្ញត្តិ និងអភិបាលកិច្ច ក៏ដូចជារបាយការណ៍ ស្តីពីបញ្ហាដែលគណៈកម្មាធិការនីមួយៗ បានពិភាក្សាគ្នា។ ក្រុមប្រឹក្សាភិបាលជួបប្រជុំ នៅរៀងរាល់ ០២ ខែម្តង ហើយក្នុងចំណោមរបៀបវារៈ ទាំងអស់ដែលដាក់ចូលក្នុងកិច្ចប្រជុំដើម្បីទទួលការពិភាក្សាឬការអនុម័តពីក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាភិបាលពិនិត្យឡើងវិញ លើប្រតិបត្តិការហិរញ្ញវត្ថុរបស់ធនាគារ ការគ្រប់គ្រងហានិភ័យ និងរបាយការណ៍ ស្តីពីការអនុវត្តបទប្បញ្ញត្តិ និងធ្វើការអនុម័តលើលទ្ធផលប្រចាំត្រីមាសរបស់ធនាគារ។ ជារៀងរាល់ឆ្នាំ កិច្ចប្រជុំក្រុមប្រឹក្សាភិបាល ត្រូវបានកំណត់កាលបរិច្ឆេទទុកមុន រួចជាស្រេច ដើម្បីអាចឲ្យអភិបាលទាំងអស់មានភាពងាយស្រួល ក្នុងការរៀបចំធ្វើកាលវិភាគប្រជុំផ្ទាល់ខ្លួនរបស់អភិបាល។ ឯកសារសម្រាប់កិច្ចប្រជុំ ដែលមានសំណើ និងរបាយការណ៍ផ្សេងៗទៀត ត្រូវបានចែកជូនក្រុមប្រឹក្សាភិបាល ឲ្យបានមុនពេលដំណើរការកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល ដើម្បីអាចឲ្យអភិបាលទាំងអស់មានពេលវេលាគ្រប់គ្រាន់ ក្នុងការធ្វើការវាយតម្លៃលើសំណើទាំងនោះ ហើយប្រសិនបើចាំបាច់ ស្នើសុំព័ត៌មានបន្ថែម ដើម្បីជួយសម្រួលអភិបាល ក្នុងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព។ នីតិវិធីនានា ត្រូវបានបង្កើតឡើងទាក់ទងនឹងទម្រង់ខ្លឹមសារ បទបង្ហាញ និងការចែកជូនឯកសារ សម្រាប់កិច្ចប្រជុំ។ ឯកសារសម្រាប់កិច្ចប្រជុំបញ្ជាក់យ៉ាងច្បាស់ អំពីប្រវត្តិគោលបំណង បញ្ហាសំខាន់ៗ សនិទានភាព ផលប៉ះពាល់ និងព័ត៌មានផ្សេងៗទៀត ដែលទាក់ទងនឹងសំណើនីមួយៗ ដើម្បីជួយឲ្យក្រុមប្រឹក្សាភិបាល អាចធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព។

អភិបាល មានលទ្ធភាពទទួលបានគ្រប់ព័ត៌មានទាំងអស់របស់ធនាគារ។ តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ដែលធ្វើឡើង ជាទៀងទាត់ ក្រុមប្រឹក្សាភិបាល ទទួលនូវព័ត៌មាន ដែលបានធ្វើបច្ចុប្បន្នភាព អំពីការអភិវឌ្ឍ និងប្រតិបត្តិការអាជីវកម្មរបស់ធនាគារ ក៏ដូចជាទទួលបានផងដែរនូវឯកសារមួយឈ្មួត រាប់បញ្ចូលទាំងរបាយការណ៍ ជាទៀងទាត់ ស្តីពីការវិវឌ្ឍ នៃអាជីវកម្ម និងឯកសារផ្សេងៗ សម្រាប់ពិភាក្សា ទាក់ទងនឹងបញ្ហាជាក់លាក់ណាមួយ។

អភិបាល ក៏ត្រូវបានអនុញ្ញាតឲ្យចូលរួម ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល តាមរយៈប្រព័ន្ធទូរសព្ទផងដែរ។ រាល់ការពិភាក្សាដេញដោល នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល រាប់បញ្ចូលទាំងការខ្វែងគំនិតគ្នា ត្រូវបានកត់ត្រាទុកទាំងស្រុង សម្រាប់ធ្វើជាកំណត់ហេតុ នៃដំណើរការពិភាក្សារបស់អភិបាល។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ត្រូវបានផ្ញើទៅគណៈគ្រប់គ្រង ក្នុងរយៈពេលមួយថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ ដើម្បីធានាថា សេចក្តីសម្រេច និងការណែនាំផ្សេងៗ ត្រូវបានអនុវត្តទាន់ពេលវេលា។ សេចក្តីព្រាងកំណត់ហេតុ ត្រូវបានបញ្ជូនទៅអភិបាលទាំងអស់ ដើម្បីធ្វើការពិនិត្យ និងផ្តល់អនុសាសន៍ មុនពេលដាក់បញ្ជូនកំណត់ហេតុចុងក្រោយ ទៅក្នុងរបៀបវារៈ សម្រាប់អនុម័តយល់ព្រម នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលបន្ទាប់។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អភិបាលប្រតិបត្តិ ត្រូវធ្វើការពន្យល់ ឲ្យបានក្បោះក្បាយ អំពីបញ្ហាសំខាន់ៗ ទាក់ទងនឹងអាជីវកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុរបស់ធនាគារ។ ប្រធានគណៈកម្មាធិការសវនកម្ម ផ្តល់សេចក្តីសង្ខេបអំពីរបាយការណ៍សវនកម្ម ដែលបានពិភាក្សា នៅកិច្ចប្រជុំគណៈកម្មាធិការសវនកម្ម ដើម្បីជាកំណត់ត្រា សម្រាប់ក្រុមប្រឹក្សាភិបាល។ លទ្ធផលសវនកម្មសំខាន់ៗ ដែលធ្វើឡើងដោយសវនករផ្ទៃក្នុង នៃក្រុមហ៊ុនមេ ក៏ត្រូវបញ្ជូនទៅក្រុមប្រឹក្សាភិបាលផងដែរ ដើម្បីធ្វើការ

ពិភាក្សា និងណែនាំ។ បន្ថែមពីលើនេះទៀត នាយកនៃនាយកដ្ឋានប្រតិបត្តិកាម ត្រូវធ្វើសេចក្តីរាយការណ៍ អំពីស្ថានភាពនៃការគោរពច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ និងនីតិវិធីផ្ទៃក្នុង ដែលបានអនុម័តដោយធនាគារ។ គណៈគ្រប់គ្រង ក៏ត្រូវបានអញ្ជើញឲ្យធ្វើបទបង្ហាញ អំពីសំណើ និងឆ្លើយតបសំណួរផ្សេងៗ ដែលក្រុមប្រឹក្សាភិបាលចោទសួរ តាមការចាំបាច់ផងដែរ។ គណៈគ្រប់គ្រងត្រូវចាត់វិធានការជាបន្ទាន់លើកលែងបញ្ហាដែលលើកឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនិងត្រូវធ្វើបច្ចុប្បន្នភាពទៅក្រុមប្រឹក្សាភិបាលអំពីស្ថានភាពនៃបញ្ហាទាំងនោះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកក្រោយ ឬប្រសិនបើយល់ថា បន្ទាន់ ត្រូវបញ្ជូនតាមការជូនដំណឹង ជាលាយលក្ខណ៍អក្សរ។

អភិបាលណាម្នាក់ ដែលមានជាប់ពាក់ព័ន្ធទទួលបានផលប្រយោជន៍ ពីសំណើណាមួយ ឬប្រតិបត្តិការណាមួយ ត្រូវប្រកាសប្រាប់ អំពីផលប្រយោជន៍ ដែលពាក់ព័ន្ធនឹងខ្លួន ហើយត្រូវដកខ្លួនចេញពីការពិភាក្សា និងការបោះឆ្នោតគាំទ្រសំណើ ឬកិច្ចការ ដែលបានស្នើនោះ។ នីតិវិធីនេះត្រូវបានកត់ត្រាទុកទាំងស្រុង នៅក្នុងកំណត់ហេតុ នៃដំណើរការកិច្ចប្រជុំ។

នៅដើមឆ្នាំហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាល ពិចារណាលើថវិកាប្រចាំឆ្នាំរបស់ធនាគារ ស្របជាមួយនឹងយុទ្ធសាស្ត្រ និងផែនការរបស់ធនាគារ ដែលបានបង្កើតឡើង នៅក្នុងកិច្ចប្រជុំពិភាក្សាថ្នាក់គ្រប់គ្រង ប្រចាំឆ្នាំ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសរុបចំនួន ០៧ លើក ត្រូវបានរៀបចំឡើង នៅឆ្នាំ២០១៩ ដោយមានវត្តមានរបស់អភិបាល ដូចមានរៀបរាប់ខាងក្រោម៖

ចំនួនកិច្ចប្រជុំ

អភិបាល	បានចូលរួម	ចំនួនកិច្ចប្រជុំ
Dato’ Wira Zainal Abidin Mahamad Zain’ ប្រធានក្រុមប្រឹក្សាភិបាល/អភិបាលឯករាជ្យមិនប្រតិបត្តិ	៧	៧
Datuk Mohd Nasir Ahmad’ ^៦ ប្រធានក្រុមប្រឹក្សាភិបាល/អភិបាលឯករាជ្យមិនប្រតិបត្តិ	មិនមាន	មិនមាន
បណ្ឌិត ម៉ី កល្យាណ អភិបាលឯករាជ្យមិនប្រតិបត្តិ	៧	៧
Aisyah Lam Binti Abdullah អភិបាលឯករាជ្យមិនប្រតិបត្តិ	៧	៧
ប៊ុន យ៉ែន អភិបាលមិនឯករាជ្យប្រតិបត្តិ និងជាប្រធាននាយកប្រតិបត្តិ	៧	៧
Dato’ Shahrul Nazri Abdul Rahim’ ^៣ អភិបាលមិនឯករាជ្យមិនប្រតិបត្តិ	២	៣
Yong Jiunn Run’ ^៤ អភិបាលមិនឯករាជ្យមិនប្រតិបត្តិ	៤	៧
Renzo Christopher Viegas’ ^៥ អភិបាលមិនឯករាជ្យមិនប្រតិបត្តិ	៣	៤
Omar Siddiq Amin Noer Rashid’ ^៦ អភិបាលមិនឯករាជ្យមិនប្រតិបត្តិ	មិនមាន	មិនមាន
Ahmad Shazli Kamarulzaman’ ^៧ អភិបាលមិនឯករាជ្យមិនប្រតិបត្តិ	មិនមាន	មិនមាន

កំណត់សម្គាល់៖

*១ ចូលនិវត្តន៍ ពីតំណែងជា ប្រធានក្រុមប្រឹក្សាភិបាល នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩

*២ តែងតាំងជា ប្រធានក្រុមប្រឹក្សាភិបាល នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩

*៣ លាលែង ពីតំណែងជា សមាជិក នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩

*៤ ចូលនិវត្តន៍ ពីតំណែងជា សមាជិក នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩

*៥ លាលែង ពីតំណែងជា សមាជិក នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩

*៦ & ៧ តែងតាំងជា សមាជិក នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩

ការបណ្តុះបណ្តាល និងការអភិវឌ្ឍរបស់អភិបាល

កម្មវិធីបណ្តុះបណ្តាលអភិបាល គឺជាដំណើរការដ៏សំខាន់មួយ ក្នុងការតែងតាំងអភិបាលថ្មី ហើយក្រុមប្រឹក្សាភិបាល ក៏ត្រូវយកចិត្តទុកដាក់ លើតម្រូវការក្នុងការយល់ដឹង អំពីច្បាប់ និងបទប្បញ្ញត្តិថ្មីៗ បទដ្ឋានគណនេយ្យ ការប្រែប្រួលហានិភ័យអាជីវកម្ម និន្នាការទីផ្សារ និងការវិវឌ្ឍចុងក្រោយ បញ្ហាប្រឈមសំខាន់ៗ នៅក្នុងទីផ្សារក្នុងស្រុក និងក្នុងតំបន់ និងក្នុងវិស័យធនាគារ។ ក្នុងគោលបំណងនេះ ក្រុមប្រឹក្សាភិបាល ធ្វើការវាយតម្លៃ លើតម្រូវការបណ្តុះបណ្តាល ដោយឈរលើមូលដ្ឋាន វាយតម្លៃតាមដំណាក់កាល ហើយកំណត់អំពីចំណុច ដែលអាចពង្រីកចំណេះដឹងរបស់អភិបាល អំពីបញ្ហាដែលទាក់ទងនឹងធនាគារ។

វគ្គបណ្តុះបណ្តាល ដែលអភិបាលបានចូលរួម ដើម្បីអភិវឌ្ឍចំណេះដឹងថ្មីៗ៖

ប្រធានបទ	ប្រភេទវគ្គបណ្តុះបណ្តាល	ចំនួនម៉ោង/ថ្ងៃ	ចូលរួមដោយ
Chairman Media Training	សិក្ខាសាលា	១ ថ្ងៃ	Datuk Mohd Nasir Ahmad
Bank Negara Malaysia Annual Report 2018/Financial Stability and Payments Systems Report 2018 Briefing Session	កិច្ចប្រជុំ	១ ថ្ងៃ	
Tech Risk Workshop for AC of CIMB Banking Group & BRCC of CIMB Bank, CIMB Islamic and CIMB IB	សិក្ខាសាលា	១ ថ្ងៃ	
Chairman Media Training - Workshop 3 (Speech Delivery)	សិក្ខាសាលា	១ ថ្ងៃ	
BNM-FIDE FORUM Dialogue with the Deputy Governor on the Draft Risk Management in Technology Policy	វេទិកា	១ ថ្ងៃ	
CIMB BOD European Innovation Safari	ទស្សនកិច្ចសិក្សា	៦ ថ្ងៃ	
Speaking at Malaysian Economic Convention	សន្និបាត	១ ថ្ងៃ	
ACCA Council Training	សិក្ខាសាលា	១ ថ្ងៃ	
Demystifying The Diversity Conundrum : The Road to Business Excellence" by BURSA Malaysia	សន្និសីទ	១ ថ្ងៃ	
2nd PIDM-FIDE FORUM Annual Dialogue with the CEO of PIDM	កិច្ចពិភាក្សា	១ ថ្ងៃ	
3rd Directors Regional Sharing Session	ផ្សេងៗ	២ ថ្ងៃ	
ACCA Council Training	សិក្ខាសាលា	១ ថ្ងៃ	
Regional Conference on Climate Change	ផ្សេងៗ	១ ថ្ងៃ	
The Cooler Earth Sustainability Finance Summit	សន្និសីទ	២ ថ្ងៃ	
Regional Audit Planning Summit (RAPS)	សិក្ខាសាលា	២ ថ្ងៃ	
CIMB Group's Annual Management Summit	សន្និសីទ	២ ថ្ងៃ	
Adequate Procedures Complying with Section 17A of MACC Act 2009	សិក្ខាសាលា	១ ថ្ងៃ	Dato' Wira Zainal Abidin Mahamad Zain
«Enhancing Corporate Governance by Understanding Legal Liabilities 'Act or Resign' « by MACC»	សិក្ខាសាលា	១ ថ្ងៃ	
Preparation for Corporate Liability on Corruption	សិក្ខាសាលា	១ ថ្ងៃ	
Audit Committee Conference 2019	សន្និសីទ	១ ថ្ងៃ	
Case Study Workshop for Independent	សិក្ខាសាលា	១ ថ្ងៃ	Dato' Wira Zainal Abidin Mahamad Zain
Bursa Thought Leadership on Building Corporate Longevity	ស៊េរី	១ ថ្ងៃ	
Corporate Governance Advocacy Programme – Demystifying the Diversity Conundrum: The Road to Business Excellence	កម្មវិធី	១ ថ្ងៃ	
Bursa Malaysia Thought Leadership on Sustainability-Inspired Innovation	ផ្សេងៗ	១ ថ្ងៃ	បណ្ឌិត ឌី កល្យាណ
3rd Directors Regional Sharing Session	ផ្សេងៗ	២ ថ្ងៃ	
3rd Directors Regional Sharing Session	ផ្សេងៗ	២ ថ្ងៃ	លោកស្រី Aisyah Lam Binti Abdulla

ក្នុងអំឡុងឆ្នាំ ដែលស្ថិតក្រោមការត្រួតពិនិត្យ ការធ្វើបច្ចុប្បន្នភាព ជាទៀងទាត់ លើការវិវឌ្ឍផ្នែកច្បាប់ ការផ្សព្វផ្សាយ ព័ត៌មាន និងបទដ្ឋានគណនេយ្យ អភិបាលកិច្ចក្រុមហ៊ុន និងការអនុវត្តល្អបំផុត ក៏ត្រូវបានផ្តល់ជូន សម្រាប់អភិបាលផងដែរ។

លេខាធិការក្រុមហ៊ុន

លេខាធិការក្រុមហ៊ុន បង្ហាញពីការគាំទ្រ ជាបន្តបន្ទាប់ ក្នុងការផ្តល់យោបល់ និងជួយក្រុមប្រឹក្សាភិបាល លើបញ្ហា ដែលទាក់ទងនឹងកិច្ចការរបស់ធនាគារ រាប់បញ្ចូលទាំងបញ្ហា ដែលទាក់ទងនឹងការអនុវត្តស្របតាមបទប្បញ្ញត្តិរបស់ក្រុមហ៊ុនអភិបាលកិច្ចក្រុមហ៊ុននិងការអនុវត្តបំណុលប្រសិទ្ធភាពនៃសាលប្រជុំ និងកាតព្វកិច្ច និងការទទួលខុសត្រូវរបស់អភិបាល។ ក្នុងអំឡុងឆ្នាំ ដែលស្ថិតក្រោមការត្រួតពិនិត្យដំណើរការផ្សេងៗរបស់ក្រុមប្រឹក្សាភិបាលត្រូវបានពិនិត្យផ្ទៀងផ្ទាត់ឡើងវិញជាមួយនឹងទស្សនៈលើកកម្ពស់ដំណើរការនៃការធ្វើសេចក្តីសម្រេចនិងប្រសិទ្ធភាពនៃមុខងារក្រុមប្រឹក្សាភិបាល។

លេខាធិការក្រុមហ៊ុន ធានាថា កិច្ចប្រជុំក្រុមប្រឹក្សាភិបាល គណៈកម្មាធិការនានា និងភាគទុនិកត្រូវបានរៀបចំឡើង ស្របតាមវិធានច្បាប់ និងការអនុវត្តបំណុលរបស់ធនាគារ ហើយធានាថាការកត់ត្រាដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាភិបាល គណៈកម្មាធិការនានា និងភាគទុនិក ត្រូវបានកត់ត្រាទុកទាំងស្រុង សម្រាប់ធ្វើជាកំណត់ហេតុ និងរក្សាទុកបានយ៉ាងល្អ។

លេខាធិការក្រុមហ៊ុនក្រៅពីចូលរួមជួយការងារប្រធានក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបៀបវារៈ និងរៀបចំដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាភិបាល គណៈកម្មាធិការនានា និងភាគទុនិក ក៏ត្រូវសម្របសម្រួលការទំនាក់ទំនង និងផ្សព្វផ្សាយសេចក្តីសម្រេចសំខាន់ៗ និងគោលការណ៍នានា រវាងក្រុមប្រឹក្សាភិបាល គណៈកម្មាធិការនានា និងថ្នាក់គ្រប់គ្រងប្រតិបត្តិជាន់ខ្ពស់ផងដែរ។

អភិបាលទាំងអស់មានលទ្ធភាពពេញលេញ ក្នុងការស្នើយោបល់ ពីលេខាធិការក្រុមហ៊ុន និងអាចស្វែងរកការពិគ្រោះ យោបល់បែបវិជ្ជាជីវៈ ដោយឯករាជ្យពីប្រភពខាងក្រៅ ក្រោមបន្ទុកចំណាយរបស់ធនាគារ ដើម្បីអនុវត្តកាតព្វកិច្ចរបស់ខ្លួន។ នីតិវិធីមួយត្រូវបានអនុម័តឡើង ដើម្បីជួយសម្រួលអភិបាល ក្នុងការស្វែងរកការពិគ្រោះយោបល់បែបវិជ្ជាជីវៈ ដោយឯករាជ្យ។

គណៈកម្មាធិការនានា

ក្រុមប្រឹក្សាភិបាល ផ្ទេរការទទួលខុសត្រូវជាក់លាក់ ដល់គណៈកម្មាធិការនានា ដែលរួមមានគណៈកម្មាធិការសវនកម្ម និងគណៈកម្មាធិការហានិភ័យ។ គណៈកម្មាធិការទាំងនេះ ធ្វើប្រតិបត្តិការតាមតួនាទី និងកាតព្វកិច្ច ដែលបានកំណត់ យ៉ាងច្បាស់លាស់ ដូចមានចែងនៅក្នុងតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការនីមួយៗ ដែលបានអនុម័តយ៉ាងត្រឹមត្រូវ។

គណៈកម្មាធិការ ត្រូវរាយការណ៍ ជូនក្រុមប្រឹក្សាភិបាល អំពីកិច្ចពិភាក្សា សេចក្តីសម្រេច និងអនុសាសន៍របស់ខ្លួន។ ប្រធានគណៈកម្មាធិការសវនកម្ម និងប្រធានគណៈកម្មាធិការហានិភ័យ ត្រូវរាយការណ៍ជូនក្រុមប្រឹក្សាភិបាល អំពីបញ្ហាដែលបានលើកយកមកពិភាក្សា និងដោះស្រាយ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការរបស់ខ្លួន។ ក្រុមប្រឹក្សាភិបាលបានទទួលស្គាល់ថាខណៈដែលគណៈកម្មាធិការទាំងនេះ មានសិទ្ធិអំណាចធ្វើការពិភាក្សា លើបញ្ហានានា ដែលបានប្រគល់ជូន រាល់សេចក្តីសម្រេច និង/ឬ អនុសាសន៍របស់គណៈកម្មាធិការទាំងនេះ ត្រូវបញ្ជូនទៅក្រុមប្រឹក្សាភិបាល ដើម្បីពិនិត្យ ហើយគណៈកម្មាធិការទាំងនេះ និងក្រុមប្រឹក្សាភិបាល ជាមុខទទួលខុសត្រូវ លើភាពជោគជ័យ អាជីវកម្ម យុទ្ធសាស្ត្រ ការគ្រប់គ្រងហានិភ័យ សកម្មភាពប្រតិបត្តិការអាជីវកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុរបស់ធនាគារ។

ព័ត៌មានលម្អិត អំពីគណៈកម្មាធិការនានា មានបង្ហាញ នៅក្នុងផ្នែកខាងក្រោម ជាបន្តបន្ទាប់។

គណៈកម្មាធិការសវនកម្ម

សមាជិកគណៈកម្មាធិការសវនកម្ម សុទ្ធតែជាអភិបាលឯករាជ្យមិនប្រតិបត្តិ ដែលមានចំណេះដឹង និងបទពិសោធន៍ ផ្នែកហិរញ្ញវត្ថុ។

ការទទួលខុសត្រូវចម្បង របស់គណៈកម្មាធិការសវនកម្ម គឺធានាឲ្យមានការអនុវត្តអភិបាលកិច្ចរបស់ធនាគារបានល្អប្រសើរ ស្របពេលដែលធ្វើការពិនិត្យ លើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ការផ្សព្វផ្សាយព័ត៌មាន ការគោរពបទប្បញ្ញត្តិច្បាប់ ការគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងដំណើរការប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ។ គណៈកម្មាធិការសវនកម្ម ជួបប្រជុំជាប្រចាំ ដើម្បីពិនិត្យ លើលទ្ធផលការងារប្រចាំត្រីមាស របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ របាយការណ៍សវនកម្ម ដែលរាប់បញ្ចូលទាំងការអនុវត្ត ការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ក៏ដូចជាប្រតិបត្តិការជាមួយភាគីសម្ព័ន្ធឯាតិ។

គណៈកម្មាធិការសវនកម្ម បានជួបប្រជុំចំនួន ០៦ ដង ក្នុងឆ្នាំ២០១៩ ដែលមានវត្តមានសមាជិកចូលរួម ដូចខាងក្រោម៖

ចំនួនកិច្ចប្រជុំ

សមាជិក	បានចូលរួម	ចំនួនកិច្ចប្រជុំ
បណ្ឌិត ម៉ី គល្យាណ ប្រធានគណៈកម្មាធិការសវនកម្ម/ អភិបាលឯករាជ្យ មិនប្រតិបត្តិ	៦	៦
Dato' Wira Zainal Abidin Mahamad Zain^១ អភិបាលឯករាជ្យមិនប្រតិបត្តិ	៦	៦
Datuk Mohd Nasir Ahmad^២ អភិបាលឯករាជ្យមិនប្រតិបត្តិ	មិនមាន	មិនមាន
លោកស្រី Aisyah Lam Binti Abdullah អភិបាលឯករាជ្យមិនប្រតិបត្តិ	៣	៣

កំណត់សម្គាល់៖

^១ ចូលនិវត្តន៍ ពីតំណែងជា សមាជិក នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩

^២ តែងតាំងជា សមាជិក នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩

តួនាទី និងកាតព្វកិច្ចរបស់គណៈកម្មាធិការសវនកម្មមានដូចខាងក្រោម ៖

ចំណុចគន្លឹះ នៃការទទួលខុសត្រូវ	ការទទួលខុសត្រូវ
ការត្រួតពិនិត្យផ្ទៃក្នុង/ ការគ្រប់គ្រងហានិភ័យ/អភិបាលកិច្ច	ពិនិត្យឡើងវិញ លើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដំណើរការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ច ក្នុងសម្ព័ន្ធធនាគារ ស្របតាមលក្ខខណ្ឌតម្រូវ នៅក្នុងប្រកាស ស្តីពីអភិបាលកិច្ចនៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
សវនកម្មផ្ទៃក្នុង	ក. ធានាថា មុខងារសវនកម្មផ្ទៃក្នុង បានរៀបចំល្អប្រសើរ ដើម្បីធ្វើការត្រួតពិនិត្យ ឬអង្កេត ក្នុងនាមគណៈកម្មាធិការសវនកម្ម ហើយមុខងារនេះ ត្រូវស្ថិតនៅក្រោមអំណាច និងការគ្រប់គ្រងផ្ទាល់ ពីគណៈកម្មាធិការសវនកម្ម។ ខ. ពិនិត្យ និងអនុម័តវិសាលភាពការងារសវនកម្មផ្ទៃក្នុង នីតិវិធី ចំនួនដងនៃការធ្វើសវនកម្មផ្ទៃក្នុង និងគម្រោងសវនកម្មប្រចាំឆ្នាំ។ គ. មើលការខុសត្រូវ លើប្រសិទ្ធភាពនៃមុខងារសវនកម្មផ្ទៃក្នុង សមត្ថភាពបុគ្គលិក និងភាពគ្រប់គ្រាន់ នៃធនធានរបស់សវនកម្មផ្ទៃក្នុង និងពិនិត្យមើល ថាតើមុខងារនោះបានទទួលអំណាចចាំបាច់ ដើម្បីបំពេញការងារឬនៅ។ ឃ. ពិនិត្យរបាយការណ៍សំខាន់ៗ និងធានាថា គណៈគ្រប់គ្រងចាត់វិធានការកែតម្រូវ ទាន់ពេលវេលា ដើម្បីដោះស្រាយចំណុចខ្សោយ ក្នុងការគ្រប់គ្រងការមិនបានអនុវត្តពេញលេញ តាមគោលនយោបាយ កាតព្វកិច្ចរបស់ច្បាប់ និងបទប្បញ្ញត្តិនានា និងបញ្ហាផ្សេងទៀត ដែលរកឃើញដោយសវនកម្មផ្ទៃក្នុង ក៏ដូចជាផ្នែកដែលទទួលខុសត្រូវការគ្រប់គ្រងផ្ទៃក្នុងដទៃទៀត។ ង. កត់សម្គាល់ការមិនឯកភាពសំខាន់ៗ រវាងនាយកសវនកម្មផ្ទៃក្នុង និងគណៈគ្រប់គ្រងដទៃទៀត មិនថាការមិនឯកភាពនោះត្រូវបានដោះស្រាយរួច ដើម្បីកំណត់ផលប៉ះពាល់ ដែលការមិនឯកភាពទាំងនោះអាចមាន ចំពោះដំណើរការសវនកម្ម ឬលទ្ធផលសវនកម្ម ដែលលើកឡើង ដោយសវនករ។ ច. ធានាការគោរពតាមច្បាប់ និងបទប្បញ្ញត្តិ ដែលអនុវត្ត ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធានាថា របាយការណ៍របស់សវនករផ្ទៃក្នុង នឹងមិនតម្រូវឲ្យត្រួតពិនិត្យ ដោយគណៈគ្រប់គ្រងឡើយ។ ឆ. បង្កើតយន្តការ ដើម្បីវាយតម្លៃការបំពេញតួនាទី និងប្រសិទ្ធភាពរបស់មុខងារសវនកម្មផ្ទៃក្នុង។ ជ. វាយតម្លៃសកម្មភាពប្រតិបត្តិការ និងធ្វើសេចក្តីសម្រេច អំពីកញ្ចប់តម្លៃការបស់នាយកសវនកម្មផ្ទៃក្នុង។ ឈ. អនុម័ត លើការតែងតាំង ផ្លាស់ប្តូរ និងបណ្តេញចេញនាយកសវនកម្មផ្ទៃក្នុង ឬបុគ្គលិកជាន់ខ្ពស់ ដែលបំពេញមុខងារជា សវនករផ្ទៃក្នុង និងត្រូវទទួលការជូនដំណឹង អំពីការលាល័យបំបស់បុគ្គលិកជាន់ខ្ពស់ជា សវនករផ្ទៃក្នុង ហើយត្រូវផ្តល់ឱកាស ឲ្យសមាជិក ដែលបានដាក់ពាក្យលាល័យប៉ុន្មាន បញ្ជាក់ប្រាប់ពីមូលហេតុ នៃការលាល័យប៉។
សវនកម្មខាងក្រៅ	ក. ផ្តល់អនុសាសន៍ ដល់ក្រុមប្រឹក្សាភិបាល លើការតែងតាំង ឬការបញ្ឈប់សវនករខាងក្រៅ។ ខ. ពិភាក្សា និងពិនិត្យមើលឡើងវិញ ជាមួយសវនករខាងក្រៅ មុននឹងចាប់ផ្តើមធ្វើសវនកម្ម អំពីលក្ខណៈ និងទំហំការងារសវនកម្ម ហើយធានា លើការសម្របសម្រួល ក្នុងករណីមានក្រុមហ៊ុនសវនកម្មច្រើនចូលរួម។ គ. វាយតម្លៃ អំពីគោលដៅ ការបំពេញការងារ និងឯករាជ្យភាពរបស់សវនករខាងក្រៅ (ឧទាហរណ៍ ដោយការពិនិត្យ និងវាយតម្លៃ ពីទំនាក់ទំនងផ្សេងៗ រវាងសវនករខាងក្រៅ និងធនាគារ)។ ឃ. អនុម័ត លើការផ្តល់សេវា ដែលមិនទាក់ទងនឹងការងារសវនកម្ម ដែលផ្តល់ដោយសវនករខាងក្រៅ និងតាមដាន និងធ្វើការវាយតម្លៃ ថាតើសេវានោះ អាចនឹងប៉ះពាល់ ដល់ឯករាជ្យភាពរបស់ពួកគាត់ឬទេ។ ង. ធានាថា មានការពិនិត្យច្បាស់លាស់ លើលក្ខខណ្ឌ នៃការផ្តល់សេវា ដែលមិនទាក់ទងនឹងការងារសវនកម្ម ដើម្បីចៀសវាងការប៉ះពាល់ ដល់ការវិនិច្ឆ័យប្រកបដោយឯករាជ្យភាពរបស់សវនករខាងក្រៅ។ ច. ធានាថា របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា ដោយមានការត្រួតពិនិត្យឡើងវិញជាប្រចាំ លើភាពគ្រប់គ្រាន់នៃការធ្វើសំវិធានធន ដែលចាំបាច់ និងចំពោះបំណុលអាក្រក់ និងសង្ស័យ។ ឆ. រក្សាការទំនាក់ទំនងស្មោះត្រង់ បើកចំហ ទាន់ពេលវេលា និងទៀងទាត់ ជាមួយសវនករខាងក្រៅ និងតម្រូវឲ្យសវនករខាងក្រៅ វាយការណ៍មកកាន់គណៈកម្មាធិការសវនកម្ម អំពីបញ្ហាសំខាន់ៗ (ដោយមិនមានវត្តមាន របស់គណៈគ្រប់គ្រង ប្រសិនបើចាំបាច់)។ ជ. ពិនិត្យឡើងវិញ លើរបាយការណ៍គ្រប់គ្រងផ្ទៃក្នុង របស់សវនករខាងក្រៅ និងធានាថា គណៈគ្រប់គ្រង ចាត់វិធានការកែតម្រូវ ដើម្បីឆ្លើយតបទៅនឹងលទ្ធផលសវនកម្មខាងក្រៅ និងអនុសាសន៍ ដែលលើកឡើង ដោយសវនករខាងក្រៅ ទាន់ពេលវេលា។ ឈ. តាមដាន និងវាយតម្លៃប្រសិទ្ធភាពការងារ របស់សវនករខាងក្រៅ រួមទាំងជួបប្រជុំ ជាមួយសវនករខាងក្រៅយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ដោយមិនមានវត្តមាន របស់គណៈគ្រប់គ្រង ដើម្បីពិភាក្សា លើបញ្ហាគន្លឹះសំខាន់ៗ និងស្នើសុំយោបល់ ពីសវនករខាងក្រៅវិញ។
លទ្ធផលសវនកម្ម ការត្រួតពិនិត្យផ្ទៃក្នុង និងបញ្ហានៃការប្រតិបត្តិតាមច្បាប់	ពិនិត្យឡើងវិញ លើលទ្ធផលនៃការអង្កេតសំខាន់ៗ លទ្ធផលសវនកម្មជាប្រចាំ និងការត្រួតពិនិត្យផ្ទៃក្នុង និងការប្រតិបត្តិតាមច្បាប់ដែលរាយការណ៍ ដោយសវនករផ្ទៃក្នុង សវនករខាងក្រៅ និងសវនកររបស់និយ័តករ។
របាយការណ៍ហិរញ្ញវត្ថុ	ពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំត្រីមាស និងប្រចាំឆ្នាំ មុនពេលទទួលការអនុម័ត ពីក្រុមប្រឹក្សាភិបាល ដោយផ្តោតសំខាន់លើ៖ - ការផ្លាស់ប្តូរណាមួយ នៅក្នុងការអនុវត្ត និងគោលការណ៍គណនេយ្យ - បញ្ហាសំខាន់ៗ ដែលបានលើកឡើង រួមទាំងបញ្ហាទាក់ទងនឹងការវាយការណ៍ហិរញ្ញវត្ថុ ការវិនិច្ឆ័យសំខាន់ៗ របស់គណៈគ្រប់គ្រង ព្រឹត្តិការណ៍ ឬប្រតិបត្តិការមិនប្រក្រតី និងសំខាន់ៗ និងរបៀបដែលបញ្ហាទាំងអស់ ត្រូវបានបង្ហាញ - ការធ្វើសេចក្តីសន្និដ្ឋាន ពីបញ្ហាដែលកំពុងកើតឡើង និង - ការប្រតិបត្តិតាមស្តង់ដារគណនី និងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ និងបទប្បញ្ញត្តិច្បាប់ដទៃផ្សេងទៀត
ប្រតិបត្តិការរបស់ភាគីសម្ព័ន្ធព្យាបាល	ពិនិត្យរាល់ប្រតិបត្តិការធ្វើឡើង ជាមួយភាគីសម្ព័ន្ធព្យាបាល និងជូនដំណឹងដល់ក្រុមប្រឹក្សាភិបាល ពីប្រតិបត្តិការទាំងនោះ។
ការពិនិត្យរបាយការណ៍ ពាក់ព័ន្ធនឹងរបាយការណ៍ហិរញ្ញវត្ថុ	ពិនិត្យភាពត្រឹមត្រូវនិងភាពគ្រប់គ្រាន់នៃសេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាលនៅក្នុងរបាយការណ៍ក្រុមប្រឹក្សាភិបាលការបង្ហាញពីអភិបាលកិច្ចធនាគាររបាយការណ៍ហិរញ្ញវត្ថុ និងសេចក្តីប្រកាសដំបូង ពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។
ការតាមដានការអនុវត្តតាមគោលនយោបាយទំនាស់ផលប្រយោជន៍	តាមដានការអនុវត្តតាមគោលនយោបាយ ស្តីពីទំនាស់ផលប្រយោជន៍របស់ធនាគារ
ការពិនិត្យក្របខណ្ឌគ្រប់គ្រងផ្ទៃក្នុង	ពិនិត្យមតិយោបល់របស់ភាគីទីបី ចំពោះការរចនាសម្ព័ន្ធ និងប្រសិទ្ធភាព នៃក្របខណ្ឌគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារ
ផ្សេងៗ	ក. ជូនដំណឹងដល់គណៈគ្រប់គ្រងជាន់ខ្ពស់ ជាទៀងទាត់ អំពីបញ្ហា ដែលប៉ះពាល់ដល់ធនាគារ។ ខ. កោះប្រជុំ ជាមួយសវនករផ្ទៃក្នុង សវនករខាងក្រៅ ឬទាំងពីរ ក្នុងពេលតែមួយ បើយល់ថា ចាំបាច់។ គ. ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆមាស និងប្រចាំឆ្នាំ សម្រាប់ដាក់បញ្ចូល ទៅឲ្យក្រុមប្រឹក្សាភិបាលរបស់ធនាគារ និងធានានូវការបោះពុម្ពផ្សាយរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំបានរហ័ស។

គណៈកម្មាធិការហានិភ័យ

ការទទួលខុសត្រូវចម្បង របស់គណៈកម្មាធិការហានិភ័យ គឺត្រូវធានាថា មុខងារគ្រប់គ្រងហានិភ័យ ដែលត្រូវបានដាក់បញ្ចូលនៅ ក្នុងធនាគារ ត្រូវបានអនុវត្ត ប្រកបដោយប្រសិទ្ធភាព។ គណៈកម្មាធិការហានិភ័យ ត្រូវរាយការណ៍ទៅក្រុមប្រឹក្សាភិបាល នូវរាល់បញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ នៅក្នុងធនាគារ។

គណៈកម្មាធិការហានិភ័យ បានជួបប្រជុំចំនួន ១២ ដង ក្នុងឆ្នាំ២០១៩ ដែលមានវត្តមានសមាជិកចូលរួម ដូចខាងក្រោម៖

សមាជិក	បានចូលរួម	ចំនួនកិច្ចប្រជុំ
Aisyah Lam Binti Abdullah ប្រធានគណៈកម្មាធិការ/អភិបាលឯករាជ្យមិនប្រតិបត្តិ	១២	១២
ប៊ុន យ៉ិន ប្រធាននាយកប្រតិបត្តិ	១១	១២
គៀន វឌ្ឍនា ^១ នាយកគ្រប់គ្រងហានិភ័យ	១០	១១
ហុង ជៀប នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម	៨	១២
ហេង ធីតា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល	១២	១២
ហេង វិបុត្រ នាយកបច្ចេកវិទ្យា និងប្រតិបត្តិការ	៩	១២
ហេង វុទ្ធី នាយកហិរញ្ញវត្ថុ	១២	១២
គី សាណា នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ	១០	១២

កំណត់សម្គាល់៖

^១ តែងតាំងជា នាយកគ្រប់គ្រងហានិភ័យ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩

តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការហានិភ័យ មានដូចខាងក្រោម៖

- បែងចែកដើមទុន ដែលមានហានិភ័យ (Capital-at-Risk) ទៅតាមប្រភេទជំនួញ និងហានិភ័យផ្សេងៗពីគ្នា ដើម្បីធានាថា ការបែងចែកហានិភ័យបានធ្វើគ្រប់គ្រាន់ អនុលោមតាមលក្ខខណ្ឌកំណត់ដោយបទប្បញ្ញត្តិច្បាប់ និងធានាថា ធនាគារមានដើមទុនបម្រុងគ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងស្ថានភាពវិបត្តិផ្សេងៗ។
- បង្កើនតម្លៃភាគទុនិក តាមរយៈការវាយតម្លៃ លើប្រាក់ចំណេញ និងហានិភ័យ (risk-return profiles) ពីដំណើរការប្រតិបត្តិការ ហើយធានាថា កម្រិតហានិភ័យ ដែលទទួលយកស្ថិតនៅក្នុងដែនកម្រិត ដែលបានកំណត់ ដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារ។
- ពិនិត្យ និងជូនយោបល់ ដល់ក្រុមប្រឹក្សាភិបាល ដើម្បីធ្វើការអនុម័ត លើគោលការណ៍ និងកម្រិតហានិភ័យ ដែលសមស្រប ដើម្បីរក្សាក្របខណ្ឌ នៃការគ្រប់គ្រងហានិភ័យ ឲ្យស្របតាមផែនការអាជីវកម្មរបស់ធនាគារ ក្របខណ្ឌនៃ EWRM របស់ក្រុមហ៊ុនមេ និងស្របតាមច្បាប់ និងបទប្បញ្ញត្តិ ដែលបានកំណត់។

- វាយតម្លៃ និងពិនិត្យ លើសំណើសុំអនុម័ត សម្រាប់ផលិតផលថ្មី ការវិនិយោគ អាជីវកម្ម យុទ្ធសាស្ត្រ និងផលិតផល ដែលត្រូវបានកែច្នៃ ដែលត្រូវអនុម័តជាគោលការណ៍ ឬផ្តល់អនុសាសន៍ ដល់ក្រុមប្រឹក្សាភិបាល ដើម្បីធ្វើការអនុម័ត។
- ពិនិត្យ និងអនុម័ត លើសំណើកែប្រែនីតិវិធី និងដំណើរការប្រតិបត្តិការ។
- ជំរុញ លើការគោរពតាមគោលការណ៍ និងកម្រិតហានិភ័យ។
- ដាក់ឲ្យប្រើប្រាស់ នូវវិធីសាស្ត្រដ៏សមស្រប ដើម្បីកំណត់ និងវាស់វែងហានិភ័យគ្រប់ស្ថានភាព។
- បង្កើតយុទ្ធសាស្ត្រ សម្រាប់វាយតម្លៃ ត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យ ឲ្យស្ថិតក្នុងកម្រិតមួយដ៏សមស្រប។
- ពិភាក្សាសម្រេចលើវិធីសាស្ត្រ និងឧបករណ៍ សម្រាប់ធ្វើការវាស់វែង ទៅលើបរិមាណហានិភ័យផ្សេងៗ ដើម្បីសុំការអនុម័ត ពីក្រុមប្រឹក្សាភិបាល។
- ត្រួតពិនិត្យសមាសធាតុតារាងតុល្យការរបស់ធនាគារ រួមមានឥណទាន និងប្រាក់បញ្ញើ។
- ធានានូវការប្រកាន់ខ្ជាប់ នូវទ្រឹស្តីសន្តិយម (holistic approach) ក្នុងការគ្រប់គ្រងតារាងតុល្យការរបស់ធនាគារ តាមរយៈការគ្រប់គ្រងហានិភ័យអត្រាការប្រាក់ ប្រកបដោយប្រសិទ្ធភាព ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល ការគ្រប់គ្រងឥទ្ធិពលកម្រិតការប្រាក់ និងមូលធន។
- ពិនិត្យថា ផ្នែកអាជីវកម្ម និងគណៈកម្មាធិការឥណទាននានា បានកំណត់ច្បាស់លាស់ នូវដំណើរការត្រួតពិនិត្យគុណភាពទ្រព្យសកម្ម និងគណនី ក្នុងការឃ្លាំមើលដើម្បីកំណត់បែងចែករាយការណ៍ តាមដានឥណទាន ដែលមានបញ្ហា (ជាពិសេសគណនីមិនដំណើរការ) ស្របតាមគោលនយោបាយហានិភ័យឥណទាន/និយ័តករ/គោលនយោបាយ និងនីតិវិធីឥណទានផ្សេងៗ ដែលបានអនុម័ត / ស្តង់ដារគណនីផ្សេងៗ (ប្រសិនបើមាន)។
- ធានាថា ធនាគាររក្សាបាននូវគុណភាពទ្រព្យសកម្ម តាមរយៈការពិនិត្យតាមដាន យ៉ាងហ្មត់ចត់លើដំណើរការ និងការអនុម័ត លើឥណទានថ្មីៗ ព្រមទាំងការប្រមូលឥណទាន ដែលមិនដំណើរការ។
- សម្របសម្រួលនូវបញ្ហា ដែលពាក់ព័ន្ធទៅនឹងការផ្ទេរគណនី រវាងផ្នែកអាជីវកម្ម និងក្រុមទារសំណង នៅពេលគណនីនោះបានក្លាយជាមិនដំណើរការ និងផ្ទុយមកវិញ។
- ត្រួតពិនិត្យឡើងវិញ លើទ្រព្យសកម្មដំណើរការ ដែលរួមមាន៖
 - គណនីឃ្លាំមើល យឺតយ៉ាវ ឬមិនដំណើរការ
 - សំវិធានធន នៃគណនី ដោយអាស្រ័យតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត និង
 - បញ្ហាផ្សេងទៀត ដែលពាក់ព័ន្ធនឹងគុណភាពទ្រព្យសកម្ម។
- ពិនិត្យឡើងវិញ និងពិភាក្សា លើផលិតផលថ្មី និងរបាយការណ៍ឥណទានមិនដំណើរការ សម្រាប់ការកំណត់អត្តសញ្ញាណហានិភ័យ។
- ពិនិត្យឡើងវិញ នូវផែនការបង្ការ (Contingency Plan) និងការគ្រប់គ្រងនិរន្តរភាពនៃអាជីវកម្ម (Business Continuity Management) សម្រាប់អនុវត្តនៅពេលចាំបាច់ និងស្នើសុំការអនុម័តពីក្រុមប្រឹក្សាភិបាល ។
- គណៈកម្មាធិការនេះ អាចអនុម័តរាល់ការផ្លាស់ប្តូរសមាជិក នៅក្នុងមុខងារនៃសាជីវកម្ម (corporate function) ដដែល ដោយធ្វើការជូនដំណឹង ទៅកាន់ក្រុមប្រឹក្សាភិបាល។ រីឯរាល់ការការផ្លាស់ប្តូរសមាជិក នៅក្រៅមុខងារ នៃសាជីវកម្ម ឬ សំណើសុំកែប្រែ លើលក្ខន្តិកៈ (Terms of Reference) ត្រូវអនុម័ត ដោយក្រុមប្រឹក្សាភិបាល មុននឹងអនុវត្ត។
- ពិនិត្យឡើងវិញ និងអនុម័ត លើលក្ខន្តិកៈ និងសមាសភាពនៃគណៈកម្មាធិការ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ គណៈកម្មាធិការហានិភ័យ រួមបញ្ចូលទាំងការតែងតាំង និងការដកចេញនូវសមាជិក និងអ្នកចូលរួម ក្នុងគណៈកម្មាធិការទាំងនេះ ។

គណៈកម្មាធិការគ្រប់គ្រងនានា

គណៈកម្មាធិការគ្រប់គ្រង ដូចមានរៀបរាប់ខាងក្រោម ត្រូវបានបង្កើតឡើង ដើម្បីជួយការងាររបស់ប្រធាននាយកប្រតិបត្តិ និងគណៈគ្រប់គ្រង លើប្រតិបត្តិការអាជីវកម្មផ្សេងៗ និងជួយគាំទ្រដល់សកម្មភាពនានារបស់ធនាគារ៖

- គណៈកម្មាធិការគ្រប់គ្រង
- គណៈកម្មាធិការឥណទានកម្ពុជា



គណៈកម្មាធិការគ្រប់គ្រង

គណៈកម្មាធិការគ្រប់គ្រង រាយការណ៍ជូនក្រុមប្រឹក្សាភិបាល នូវបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងការងារប្រចាំថ្ងៃរបស់ធនាគារ។

សមាជិក

ប៊ុន យ៉ន ប្រធាននាយកប្រតិបត្តិ	ប្រធាន
ហេង ធីតា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល	សមាជិក
ហេង តូរ៉ុង នាយករតនាភិបាល និង ទីផ្សារ	សមាជិក
ហុង ជៀប នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម	សមាជិក
គៀន វឌ្ឍនា ^១ នាយកគ្រប់គ្រងហានិភ័យ	សមាជិក
ហេង វុទ្ធី នាយកហិរញ្ញវត្ថុ	សមាជិក
អុំ ចិន្តាភក្តី នាយកធនធានសាជីវកម្ម	សមាជិក
ហេង វិបុត្រ នាយកបច្ចេកវិទ្យា និងប្រតិបត្តិការ	សមាជិក
គី សាណា នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ	សមាជិក
អ៊ុន ថានិន ^២ នាយកគ្រប់គ្រងផលិតផល	សមាជិក

កំណត់សម្គាល់៖
^{*១} តែងតាំងជា នាយកគ្រប់គ្រងហានិភ័យ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩
^{*២} តែងតាំងជា សមាជិក នាថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩

តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការគ្រប់គ្រង មានដូចខាងក្រោម៖

- ផ្តល់ប្រឹក្សា ជូនប្រធាននាយកប្រតិបត្តិ។
- ត្រួតពិនិត្យ និងវាយតម្លៃសកម្មភាពប្រតិបត្តិការ របស់នាយកដ្ឋានអាជីវកម្មនីមួយៗ។
- ពិនិត្យរបាយការណ៍គ្រប់គ្រងហិរញ្ញវត្ថុ និងរបាយការណ៍គ្រប់គ្រងផ្សេងៗទៀតរបស់ធនាគារ។
- បង្កើតយុទ្ធសាស្ត្រ ផែនការអាជីវកម្ម និងផែនការថវិកា សម្រាប់ធនាគារ (រាប់បញ្ចូលទាំងចំណុចដែលទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាន)
- កំណត់ការងារ ដែលទាមទារឲ្យមានការសហការ ពីនាយកដ្ឋានច្រើន។
- ពិភាក្សាលើច្បាប់ និងបទប្បញ្ញត្តិសំខាន់ៗ។
- ការងារផ្សេងៗទៀត តាមការណែនាំរបស់ប្រធាននាយកប្រតិបត្តិ។
- ការងារផ្សេងៗទៀត តាមការណែនាំរបស់ក្រុមប្រឹក្សាភិបាល/ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុនមេ។



គណៈកម្មាធិការឥណទានកម្ពុជា

គណៈកម្មាធិការឥណទានកម្ពុជា ធ្វើរបាយការណ៍ជូនគណៈកម្មាធិការគ្រប់គ្រងហានិភ័យ នូវរាល់បញ្ហា ទាក់ទងនឹងការងារឥណទានរបស់ធនាគារ។

សមាជិក

គៀន វឌ្ឍនា ^១ នាយកគ្រប់គ្រងហានិភ័យ	ប្រធាន
ប៊ុន យ៉ន ប្រធាននាយកប្រតិបត្តិ	ប្រធានជំនួស
ហុង ជៀប នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម	សមាជិក
ហេង ធីតា ^២ នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល	សមាជិក
ចំណាន វិនិតា ^៣ នាយកគ្រប់គ្រងឥណទាន	សមាជិក
John Chuah Keat Kong ^៤ ទីប្រឹក្សាឥណទានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម	សមាជិក
គី សាណា នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ	សមាជិក
ហុង ប៊ុនរៀត នាយកផ្នែកអាជីវកម្ម នៃសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម	សមាជិក
Chong Kok Ping ^៥ នាយកគ្រប់គ្រងឥណទានថ្នាក់តំបន់	សមាជិក
Lim Gek Peng ^៦ ប្រធានគ្រប់គ្រងឥណទានពាណិជ្ជកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុ	សមាជិក
Michael Ng Mun Seng ^៤ នាយកវិភាគហានិភ័យឥណទានថ្នាក់តំបន់ស្តីទី	សមាជិក

កំណត់សម្គាល់៖
^{*១} តែងតាំងជា នាយកគ្រប់គ្រងហានិភ័យ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩
^{*២} ជាសមាជិក ដែលមានសំឡេងបោះឆ្នោត សម្រាប់សំណើឥណទាន ពីនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល តែប៉ុណ្ណោះ
^{*៣} តែងតាំងជា នាយកគ្រប់គ្រងឥណទាន នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩
^{*៤} ជាសមាជិក ដែលមានសំឡេងបោះឆ្នោតចាំបាច់ សម្រាប់សំណើឥណទាន ពីនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម ដែលស្ថិតនៅក្នុងកម្រិតកំណត់ឥណទានរបស់គណៈកម្មាធិការឥណទានកម្ពុជាតែប៉ុណ្ណោះ
^{*៥} តែងតាំងជា សមាជិក នាថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩៖ Chong Kok Ping ជាសមាជិកថ្មីមួយរូប និងជាសមាជិក ដែលមានសំឡេងបោះឆ្នោតចាំបាច់ សម្រាប់សំណើឥណទាន ពីនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម និងនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម ដែលសំណើឥណទាននោះហួសពីសិទ្ធិអំណាចសម្រេចរបស់គណៈកម្មាធិការឥណទានកម្ពុជា។ Michael Ng Mun Seng ឬ Leong Wai Chyi (សមាជិកជំនួស ក្នុងពេលអវត្តមានរបស់ Michael Ng Mun Seng) មកពីនាយកដ្ឋានយុទ្ធសាស្ត្រ និងវិភាគរបស់ក្រុមហ៊ុនមេ ជាសមាជិក ដែលមានសំឡេងបោះឆ្នោត សម្រាប់សំណើឥណទាន ពីនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម នាយកដ្ឋានរតនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធនាគារតែប៉ុណ្ណោះ
^{*៦} តែងតាំងជា សមាជិក នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ (ជំនួស Hiroshi Kawachi) ជាសមាជិកថ្មីមួយរូប និងជាសមាជិក ដែលមានសំឡេងបោះឆ្នោត សម្រាប់សំណើឥណទាន ពាក់ព័ន្ធនឹងនាយកដ្ឋានរតនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុតែប៉ុណ្ណោះ។

តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការឥណទាន មានដូចខាងក្រោម៖

- ត្រួតពិនិត្យឡើងវិញ និងអនុម័ត លើឥណទានរបស់ធនាគារ ក្នុងកម្រិតកំណត់ឥណទាន ដែលក្រុមប្រឹក្សាភិបាលផ្តល់សិទ្ធិឲ្យ។
- ផ្តល់អនុសាសន៍ សម្រាប់ការសម្រេចរបស់ក្រុមប្រឹក្សាភិបាល លើរាល់សំណើឥណទាន ដែលហួសពីសិទ្ធិអំណាចសម្រេចរបស់គណៈកម្មាធិការឥណទានកម្ពុជា។
- ធានាថា សមតុល្យឥណទានទាំងមូលរបស់ធនាគារ ស្របតាមគោលការណ៍ណែនាំរបស់អាជ្ញាធរបញ្ញត្តិច្បាប់ និងស្របតាមគោលការណ៍ និងនីតិវិធីឥណទាន ដែលបានអនុម័ត។
- ត្រួតពិនិត្យឡើងវិញ និងអនុម័ត លើហ្វូស៊ីលីពី រៀបចំឡើងវិញ និងវិធានការទារសំណង ដែលរួមមានការទូទាត់សង ដោយសម្របសម្រួល និងឥណទាន ដែលត្រូវលុបចេញពីបញ្ជីដែលនឹងត្រូវអនុវត្ត ស្របតាមលក្ខខណ្ឌពិន័យ។
- វាយតម្លៃសមតុល្យហានិភ័យ នៅពេលអនុម័តឥណទាន ដើម្បីធានាថា ឥណទានដែលផ្តល់គឺស្ថិតនៅក្នុងហានិភ័យ ដែលអាចទទួលយកបាន ដោយធនាគារ។
- ត្រួតពិនិត្យឡើងវិញ និងវាយតម្លៃផលិតផលឥណទានផ្សេងៗ របស់ធនាគារ ដើម្បីធានាថាផលិតផលទាំងនោះត្រូវបានអនុវត្តតាមបទដ្ឋាន និងគោលការណ៍ ដែលបានកំណត់ ដោយក្រុមប្រឹក្សាភិបាល។
- ត្រួតពិនិត្យឡើងវិញ និងអនុម័តចំណាត់ថ្នាក់ឥណទានផ្ទៃក្នុង របស់អ្នកខ្ចីម្នាក់ៗ តាមដែលអាចអនុវត្តបាន។
- ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍ អំពីការកែប្រែ ឬវិសោធនកម្ម ក្នុងគោលការណ៍ឥណទាន និងគោលការណ៍ណែនាំ សម្រាប់ការអនុម័តរបស់គណៈកម្មាធិការនានា ដែលពាក់ព័ន្ធ។
- អនុម័តការតែងតាំងដៃគូវិជ្ជាជីវៈ ដូចជាមេធាវី ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ។
- បំពេញមុខងារដទៃទៀត តាមការណែនាំរបស់គណៈកម្មាធិការហានិភ័យ។



គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម រាយការណ៍ទៅគណៈកម្មាធិការហានិភ័យ អំពីហានិភ័យសន្ទនីយភាព និងបញ្ហានានា ដែលទាក់ទងនឹងទ្រព្យសកម្ម និងទ្រព្យអកម្មរបស់ធនាគារ។ គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្មជួបប្រជុំចំនួន ១៣ ដង ក្នុងឆ្នាំ២០១៩។

សមាជិក	
ប៊ុន យ៉ែន ប្រធាននាយកប្រតិបត្តិ	ប្រធាន
ហេង ធីតា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល	សមាជិក
ហុង ជៀប នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម	សមាជិក
ហេង វុទ្ធី នាយកហិរញ្ញវត្ថុ	សមាជិក
ហេង តូរ៉ង់ នាយករតនាភិបាល និងទីផ្សារ	សមាជិក
គី សាណា នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ	សមាជិក
ចៀន វុឌ្ឍនា ^១ នាយកគ្រប់គ្រងហានិភ័យ	សមាជិក

កំណត់សម្គាល់៖
^១ តែងតាំងជា នាយកគ្រប់គ្រងហានិភ័យ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩

តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និង ទ្រព្យអកម្ម មានដូចខាងក្រោម៖

- ត្រួតពិនិត្យឡើងវិញ និងវិភាគផែនការណ៍តារាងតុល្យការ តាមផ្នែកអាជីវកម្ម ទ្រព្យសកម្ម និងទ្រព្យអកម្មចម្រុះ រូបិយប័ណ្ណ ភាពរីកចម្រើន និងប្រាក់ចំណេញ។
- ត្រួតពិនិត្យឡើងវិញ អំពីភាពខុសគ្នា រវាងតារាងតុល្យការជាក់ស្តែង ធៀបនឹងផែនការ ដែលអាចប៉ះពាល់ទៅលើឥណទាន និងបញ្ជី អនុបាតផ្សេងៗរបស់តារាងតុល្យការ ផែនការហិរញ្ញប្បទាន និងថាតើធនាគារនៅតែបន្តអនុវត្ត ក្នុងកម្រិតហានិភ័យ ដែលបានកំណត់ឬទេ។
- ត្រួតពិនិត្យឡើងវិញ អំពីចំណូលការប្រាក់សុទ្ធ និងនិរន្តរភាព ដោយរួមបញ្ចូលការព្យាករណ៍ស្ថានភាព និងភាពខុសគ្នា ពីផែនការចំណូលការប្រាក់សុទ្ធ និងធ្វើការលម្អិត អំពីសកម្មភាពដែលបានតម្រូវឲ្យបានត្រឹមត្រូវ។
- ត្រួតពិនិត្យឡើងវិញ អំពីផលប៉ះពាល់ លើប្រាក់ចំណេញ ទាំងក្នុងករណីសេដ្ឋកិច្ចធម្មតា និងក្នុងករណីមានវិបត្តិសេដ្ឋកិច្ចផ្សេងៗ។
- ត្រួតពិនិត្យឡើងវិញ និងធានាថាថ្លៃចំណាយ លើហិរញ្ញប្បទាន ឬការកំណត់ថ្លៃផ្ទេរ នៃហិរញ្ញប្បទាន (បើមាន) គឺត្រឹមត្រូវ និងធ្វើជាអាជ្ញាកណ្តាល រវាងផ្នែកអាជីវកម្មទាំងអស់ ក្នុងការរៀបចំ និងការអនុវត្តការកំណត់ថ្លៃផ្ទេរ នៃហិរញ្ញប្បទាន និងលើកកម្ពស់តម្លាភាព ក្នុងធនាគារ។
- ត្រួតពិនិត្យឡើងវិញអំពីផែនការយថាភាពនៃហិរញ្ញប្បទានដែលត្រូវបានចាត់ទុកថាផែនការណ៍ប្រតិបត្តិការនៃអាជីវកម្ម និងសិក្សាលទ្ធភាព ដើម្បីធានាថាសកម្មភាព ដែលតម្រូវដោយអ្នកគ្រប់គ្រង អាចអនុវត្តទៅបាន។
- ធានាថា សូចនាករត្រឹមលើកមុន ត្រូវបានធ្វើបច្ចុប្បន្នភាព និងសមស្រប យោងតាមទិន្នន័យដែលមានជាក់ស្តែង។
- ត្រួតពិនិត្យ លើក្របខណ្ឌគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម និងគោលការណ៍ (បើមាន) ដើម្បីធានាថា វាសមស្របតាមទំហំ និងភាពស្មុគស្មាញ នៃប្រតិបត្តិការរបស់ធនាគារ នាពេលបច្ចុប្បន្ន និងអនាគត។
- លើកកម្ពស់ភាពស្របគ្នា រវាងគោលការណ៍ និងការអនុវត្ត នៅក្នុងធនាគារ។
- ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍ លើចំណាត់ការគ្រប់គ្រង (Management Action Triggers «MAT») ឬដែនកំណត់ សម្រាប់ហានិភ័យសន្ទនីយភាព និងហានិភ័យអត្រាការប្រាក់ នៅក្នុងបញ្ជីធនាគារ (IRRBB) ទៅគណៈកម្មាធិការហានិភ័យ ដើម្បីអនុម័ត។
- កំណត់ពិនិត្យតាមដាន និងត្រួតពិនិត្យឡើងវិញ លើយុទ្ធសាស្ត្រជម្លៀសរបស់ធនាគារ (បើមាន)។
- ត្រួតពិនិត្យឡើងវិញ និងធានាថា ទម្រង់ហានិភ័យរបស់ធនាគារ គឺស្ថិតនៅក្រោមចំណាត់ការគ្រប់គ្រង (Management Action Triggers «MAT») ឬដែនកំណត់នៃហានិភ័យសន្ទនីយភាព និងហានិភ័យអត្រាការប្រាក់ នៅក្នុងបញ្ជីធនាគារ (IRRBB) រួមទាំងលទ្ធផលពិសោធន៍ផ្ទៃក្នុងពេលមានវិបត្តិដោយរូបិយប័ណ្ណគោល។
- ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍គំរូប៉ារ៉ាម៉ែត្រហានិភ័យគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម និងលទ្ធផល នៃការបញ្ជាក់ជាគំរូ ទៅគណៈកម្មាធិការហានិភ័យ ដើម្បីអនុម័ត។
- កំណត់ និងត្រួតពិនិត្យឡើងវិញ លើសន្ទនីយភាពរបស់ធនាគារ តម្រូវការហិរញ្ញប្បទាន និងការអនុវត្តសមស្រប តាមតម្រូវការទាំងនេះ។
- ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍ក្របខណ្ឌគ្រប់គ្រងហានិភ័យទ្រព្យសកម្ម និងទ្រព្យអកម្ម និងគោលការណ៍ (បើមាន) ទៅគណៈកម្មាធិការហានិភ័យ ដើម្បីអនុម័ត។
- ត្រួតពិនិត្យឡើងវិញ និងអនុម័ត លើវិធីសាស្ត្រ និងបទដ្ឋានគ្រប់គ្រងហានិភ័យទ្រព្យសកម្ម និងទ្រព្យអកម្ម (បើមាន) ដើម្បីគោរពតាមគោលការណ៍ ដែលបានអនុម័ត។
- ត្រួតពិនិត្យឡើងវិញ និងអនុម័តលើវិធីសាស្ត្រ គោលការណ៍ ក្របខណ្ឌនៃថ្លៃចំណាយ លើហិរញ្ញប្បទាន ឬការកំណត់ថ្លៃផ្ទេរ នៃហិរញ្ញប្បទាន។
- អនុម័ត លើសំណើតម្លៃ ផ្នែកលើសិទ្ធិអំណាច ដែលបានផ្តល់ជូន។
- លើកឡើង ទៅគណៈកម្មាធិការហានិភ័យ រាល់ការបំពានចំណាត់ការគ្រប់គ្រង ឬដែនកំណត់ (ដែលមិនពាក់ព័ន្ធនឹងច្បាប់) ដែលមិនខុសឆ្ងាយពីដែនកំណត់ ដែលបានកំណត់ និងដើមទុនឬសន្ទនីយភាព ឬកេរ្តិ៍ឈ្មោះធនាគារ។

គណនេយ្យភាព និងសវនកម្ម

ការធ្វើរបាយការណ៍ហិរញ្ញវត្ថុ

ដោយយោងតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ឆ្នាំហិរញ្ញវត្ថុនីមួយៗ ត្រូវរៀបចំឡើង។ របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (ហៅកាត់ថា «CIFRS») ហើយបានបង្ហាញត្រឹមត្រូវ នូវគ្រប់ទិដ្ឋភាព ជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តម្រូវឲ្យក្រុមប្រឹក្សាភិបាល៖

- i) ប្រើប្រាស់គោលការណ៍គណនេយ្យសមស្របដែលគាំទ្រដោយការវិនិច្ឆ័យនិងការប៉ាន់ប្រមាណសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន បន្ទាប់ពីនោះត្រូវអនុវត្តគោលការណ៍ទាំងនោះឲ្យបានស៊ីសង្វាក់គ្នា។
- ii) អនុវត្តតាមការលាតត្រដាងព័ត៌មានរបស់ CIFRS ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឲ្យមានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវលាតត្រដាង ពន្យល់ និងកំណត់បរិមាណ ឲ្យបានត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- iii) រក្សាទុកបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។
- iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃអាជីវកម្ម លើកលែងតែមានករណីមិនសមរម្យក្នុងការសន្មតថា ធនាគារអាចនឹងបន្តប្រតិបត្តិការអាជីវកម្មនៅពេលអនាគតដ៏ខ្លី និង
- v) ត្រួតពិនិត្យ និងដឹកនាំធនាគារ ដោយចូលរួម លើរាល់ការសម្រេចចិត្តសំខាន់ៗទាំងអស់ ដែលជះឥទ្ធិពល ដល់ប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការទាំងនេះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល មានសេចក្តីពេញចិត្តនឹងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការបង្ហាញនូវសមតុល្យភាព និងការវាយតម្លៃ អំពីស្ថានភាពហិរញ្ញវត្ថុ និងការព្យាករណ៍នាថ្ងៃអនាគត ប្រកបដោយភាពត្រឹមត្រូវ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដូចមានបង្ហាញនៅក្នុងរបាយការណ៍របស់អភិបាល នៅក្នុងទំព័រ ៩០ ដល់ ៩១ ស្តីពីរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍ប្រចាំឆ្នាំនេះ។

គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការសវនកម្ម ជួយក្រុមប្រឹក្សាភិបាល ក្នុងការត្រួតពិនិត្យដំណើរការ នៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។ លទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាស និងប្រចាំឆមាសរបស់ធនាគារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំត្រូវត្រួតពិនិត្យឡើងវិញ ដោយគណៈកម្មាធិការសវនកម្ម និងអនុម័តដោយក្រុមប្រឹក្សាភិបាល មុនពេលផ្តល់ជូនធនាគារជាតិ នៃកម្ពុជា។

ការត្រួតពិនិត្យផ្ទៃក្នុង

ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវរួម លើការរក្សានូវប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ឲ្យមានភាពល្អប្រសើរ ដែលរួមមានដូចជា ការត្រួតពិនិត្យលើហិរញ្ញវត្ថុ ការធ្វើប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ការគោរពច្បាប់ និងបទប្បញ្ញត្តិនានា ក៏ដូចជាការគ្រប់គ្រងហានិភ័យ។ ទំហំ និងភាពស្មុគស្មាញនៃអាជីវកម្មរបស់ធនាគារ ទាមទារឲ្យមានជាចាំបាច់ នូវការគ្រប់គ្រង និងការបែងចែកហានិភ័យត្រឹមត្រូវ។ លក្ខណៈនៃហានិភ័យទាំងនេះ មានន័យថា ព្រឹត្តិការណ៍ទាំងឡាយអាចនឹងកើតមានឡើង ហើយបណ្តាលឲ្យមានការខាតបង់ ដោយមិនអាចដឹងមុន និងចៀសវាងបាន។ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធត្រូវបានរៀបចំឡើង ដើម្បីផ្តល់នូវការធានាដ៏សមហេតុផលមួយ បើទោះបីជាវាមិនអាចធានាទាំងស្រុង ចំពោះហានិភ័យដែលកើតចេញ ពីកំហុសធ្ងន់ធ្ងរ ការកេងបន្លំ ឬការខាតបង់ ដែលកើតមានក្តី។

ក្រុមប្រឹក្សាភិបាល បានចាត់ទុកថា ក្របខណ្ឌ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងនីតិវិធី ត្រូវបានអនុវត្ត ដោយគណៈគ្រប់គ្រងរបស់ធនាគារ ក្នុងឆ្នាំហិរញ្ញវត្ថុ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ និងមានគ្រប់គ្រាន់ ស្របតាមតម្រូវការរបស់ធនាគារ ក្នុងបរិយាកាសអាជីវកម្ម នាពេលបច្ចុប្បន្ន។ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ត្រូវបានរៀបចំឡើង សម្រាប់ផ្តល់នូវការធានាដ៏សមស្របមួយ បើទោះបីជាវាមិនអាចធានាទាំងស្រុង ដើម្បីបង្កើតឲ្យបាន នូវបទដ្ឋានជាក់លាក់មួយ សម្រាប់ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងជួយធនាគារ ក្នុងការគ្រប់គ្រងហានិភ័យ លើការបរាជ័យ ក្នុងការសម្រេចគោលដៅអាជីវកម្មក្តី ប៉ុន្តែវាប្រសើរជាងការលុបចោល នូវប្រព័ន្ធត្រួតពិនិត្យនេះដែរ។

សេចក្តីថ្លែងការណ៍ អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលបង្ហាញពីស្ថានភាពត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ មានបង្ហាញនៅក្នុងទំព័រ ៤៩ ដល់ ៥២ នៃរបាយការណ៍ប្រចាំឆ្នាំនេះ។

សេចក្តីថ្លែងការណ៍ ស្តីពីអភិបាលកិច្ចធនាគារ ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

របាយការណ៍គណៈកម្មាធិការសវនកម្ម

សេចក្តីសង្ខេប

គណៈកម្មាធិការសវនកម្ម នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ប្តេជ្ញាបំពេញតួនាទីរបស់ខ្លួន ក្នុងការធានានូវការអនុវត្តអភិបាលកិច្ចយ៉ាងល្អប្រសើរ ព្រមទាំងធានានូវការត្រួតពិនិត្យ លើ របាយការណ៍ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ។

១. សមាជិកចូលរួមកិច្ចប្រជុំ

ព័ត៌មានលម្អិត នៃសមាសភាពគណៈកម្មាធិការសវនកម្ម និងកិច្ចប្រជុំគណៈកម្មាធិការសវនកម្ម ដែលបានរៀបចំឡើង ក្នុងឆ្នាំ ២០១៩ មានរៀបរាប់ដូចខាងក្រោម៖

សមាជិក	មុខងារ	បានចូលរួម	ចំនួនកិច្ចប្រជុំ
បណ្ឌិត ម៉ី កល្យាណ	អភិបាលឯករាជ្យមិនប្រតិបត្តិ	៦	៦
Dato' Wira Zainal Abidin Mahamad Zain ^១	អភិបាលឯករាជ្យមិនប្រតិបត្តិ	៦	៦
Datuk Mohd Nasir Ahmad ^២	អភិបាលឯករាជ្យមិនប្រតិបត្តិ	មិនមាន	មិនមាន
Ms. Aisyah Lam Binti Abdullah	អភិបាលឯករាជ្យមិនប្រតិបត្តិ	៦	៦

^១ ចូលនិវត្តន៍ ពីតំណែងជា សមាជិក នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩

^២ តែងតាំងជា សមាជិក នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩

ប្រធានគណៈកម្មាធិការសវនកម្ម ធ្វើសេចក្តីរាយការណ៍ ជូនក្រុមប្រឹក្សាភិបាល អំពីបញ្ហា ទាំងឡាយណា ដែលត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំគណៈកម្មាធិការសវនកម្មរបស់ខ្លួន។

២. សមាសភាព

សមាគមរបស់គណៈកម្មាធិការសវនកម្ម ត្រូវមានតែអភិបាលមិនប្រតិបត្តិប៉ុណ្ណោះ និងត្រូវ មានអភិបាល យ៉ាងតិចបី (៣) រូប ដែលក្នុងចំណោមនោះ អភិបាលភាគច្រើន ត្រូវជាអភិបាល ឯករាជ្យ។ គណៈកម្មាធិការសវនកម្ម ដឹកនាំដោយអភិបាលឯករាជ្យចំនួនមួយ (១) រូប ដែលមាន ជំនាញ ផ្នែកច្បាប់ និងគណនេយ្យ និងមិនមែនជាប្រធានក្រុមប្រឹក្សាភិបាល។ នេះគឺដើម្បីជំរុញ ការពិភាក្សាបើកចំហ និងស្វាហាប់ នូវរាល់បញ្ហាដែលលើកឡើង ដោយគណៈកម្មាធិការសវនកម្ម។ គ្រប់សមាជិករបស់គណៈកម្មាធិការសវនកម្មទាំងអស់ ត្រូវមានចំណេះដឹង ទាក់ទងនឹងហិរញ្ញវត្ថុ ហើយជារួម គណៈកម្មាធិការត្រូវមានអភិបាល ដែលមានជំនាញ ចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងទំនួលខុសត្រូវ របស់គណៈកម្មាធិការសវនកម្ម។

ក្រុមប្រឹក្សាភិបាល ត្រូវអនុម័តដំណើរការមួយ សម្រាប់វាយតម្លៃប្រចាំឆ្នាំ ពីប្រសិទ្ធភាពរបស់ គណៈកម្មាធិការសវនកម្ម ក៏ដូចជាការរួមចំណែករបស់សមាជិកម្នាក់ៗ ថាគណៈកម្មាធិការ សវនកម្ម និងសមាជិកគណៈកម្មាធិការសវនកម្ម បានបំពេញភារកិច្ច ស្របទៅតាមតួនាទី និងភារកិច្ច។

តំណែងទំនេរ នៅក្នុងគណៈកម្មាធិការសវនកម្ម ត្រូវបំពេញក្នុងរយៈពេល បី (៣) ខែ។

៣. សិទ្ធិអំណាច

គណៈកម្មាធិការសវនកម្ម គឺជាគណៈកម្មាធិការមួយ ដែលទទួលបានការផ្ទេរសិទ្ធិ ពីក្រុម ប្រឹក្សាភិបាល។ នៅក្នុងការអនុវត្តតួនាទីរបស់ខ្លួន គណៈកម្មាធិការសវនកម្ម មានសិទ្ធិអំណាច ពេញលេញ ក្នុងការធ្វើការស៊ើបអង្កេត លើបញ្ហានានា ដូចមានចែងនៅក្នុងតួនាទី និងភារកិច្ចរបស់ គណៈកម្មាធិការសវនកម្ម។ គណៈកម្មាធិការនេះ មានសិទ្ធិពេញលេញ ក្នុងការចូលរួម និងទាមទារ ឲ្យមានការសហការ ពីគណៈគ្រប់គ្រងព្រមទាំងមានឆន្ទានុសិទ្ធិពេញលេញ ក្នុងការអញ្ជើញអភិបាល ឬមន្ត្រីប្រតិបត្តិណាម្នាក់ ចូលរួមក្នុងកិច្ចប្រជុំរបស់ខ្លួន។ គណៈកម្មាធិការសវនកម្ម មានសិទ្ធិ ពេញលេញ និងគ្មានដែនកំណត់ ក្នុងការទទួលបាននូវព័ត៌មានផ្សេងៗ ព្រមទាំងការទទួលយកការ ប្រឹក្សាយោបល់ ពីអ្នកជំនាញឯករាជ្យ ក្នុងករណីចាំបាច់ដោយរាល់ចំណាយ ដែលពាក់ព័ន្ធទាំងអស់ ជាបន្ទុករបស់ធនាគារ។ ធនាគារត្រូវផ្តល់ធនធានចាំបាច់នានា ដល់គណៈកម្មាធិការសវនកម្ម ដើម្បីឲ្យគណៈកម្មាធិការសវនកម្មបំពេញការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។

៤. តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការសវនកម្ម

តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការសវនកម្ម មានដូចខាងក្រោម៖

ចំណុចគន្លឹះ នៃការទទួលខុសត្រូវ	ការទទួលខុសត្រូវ
ការត្រួតពិនិត្យផ្ទៃក្នុង/ការគ្រប់គ្រងហានិភ័យ/អភិបាលកិច្ច	ពិនិត្យឡើងវិញ លើប្រសិទ្ធភាព នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដំណើរការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ច ក្នុងសម្ព័ន្ធធនាគារ ស្របតាមលក្ខខណ្ឌតម្រូវ នៅក្នុងប្រកាសស្តីពី អភិបាលកិច្ចនៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
សវនកម្មផ្ទៃក្នុង	ក. ធានាថា មុខងារសវនកម្មផ្ទៃក្នុង បានរៀបចំល្អប្រសើរ ដើម្បីធ្វើការត្រួតពិនិត្យ ឬអង្កេត ក្នុងនាមគណៈកម្មាធិការសវនកម្ម ហើយមុខងារនេះត្រូវស្ថិតនៅក្រោមអំណាច និងការគ្រប់គ្រងផ្ទាល់ ពីគណៈកម្មាធិការសវនកម្ម។ ខ. ពិនិត្យ និងអនុម័តវិសាលភាពការងារសវនកម្មផ្ទៃក្នុង នីតិវិធី ចំនួនដង នៃការធ្វើសវនកម្មផ្ទៃក្នុង និងគម្រោងសវនកម្មប្រចាំឆ្នាំ។ គ. មើលការខុសត្រូវ លើប្រសិទ្ធភាព នៃមុខងារសវនកម្មផ្ទៃក្នុង សមត្ថភាពបុគ្គលិក និងភាពគ្រប់គ្រាន់ នៃធនធានរបស់សវនកម្មផ្ទៃក្នុង និងពិនិត្យមើល ថាតើមុខងារនោះបានទទួលអំណាចចាំបាច់ ដើម្បីបំពេញការងារឬនៅ។ ឃ. ពិនិត្យរបាយការណ៍សំខាន់ៗ និងធានាថា គណៈគ្រប់គ្រងចាត់វិធានការកែតម្រូវទាន់ពេលវេលា ដើម្បីដោះស្រាយចំណុចខ្សោយក្នុងការគ្រប់គ្រង ការមិនបានអនុវត្តពេញលេញ តាមគោលនយោបាយ ការតម្រូវរបស់ច្បាប់ និងបទប្បញ្ញត្តិនានា និងបញ្ហាផ្សេងទៀត ដែលរកឃើញ ដោយសវនកម្មផ្ទៃក្នុង ក៏ដូចជាផ្នែក ដែលទទួលខុសត្រូវការគ្រប់គ្រងផ្ទៃក្នុងដទៃទៀត។ ង. កត់សម្គាល់ការមិនឯកភាពសំខាន់ៗ រវាងនាយកសវនកម្មផ្ទៃក្នុង និងគណៈគ្រប់គ្រង ដទៃទៀត មិនថាការមិនឯកភាពនោះត្រូវបានដោះស្រាយរួច ដើម្បីកំណត់ផលប៉ះពាល់ ដែលការមិនឯកភាពទាំងនោះអាចមាន ចំពោះដំណើរការសវនកម្ម ឬលទ្ធផលសវនកម្ម ដែលលើកឡើងដោយសវនករ។ ច. ធានាការគោរពតាមច្បាប់ និងបទប្បញ្ញត្តិ ដែលអនុវត្តចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធានាថា របាយការណ៍របស់សវនករផ្ទៃក្នុង នឹងមិនតម្រូវឲ្យត្រួតពិនិត្យ ដោយគណៈគ្រប់គ្រងឡើយ។ ឆ. បង្កើតយន្តការ ដើម្បីវាយតម្លៃការបំពេញតួនាទី និងប្រសិទ្ធភាពរបស់មុខងារសវនកម្មផ្ទៃក្នុង។ ជ. វាយតម្លៃសកម្មភាពប្រតិបត្តិការ និងធ្វើសេចក្តីសម្រេច អំពីកញ្ចប់តម្លៃការរបស់នាយកសវនកម្មផ្ទៃក្នុង។ ឈ. អនុម័តលើការតែងតាំង ការផ្លាស់ប្តូរ និងការបណ្តេញចេញនាយកសវនកម្មផ្ទៃក្នុង ឬបុគ្គលិកជាន់ខ្ពស់ ដែលបំពេញមុខងារជា សវនករផ្ទៃក្នុង និងត្រូវទទួលបានជូនដំណឹង អំពីការលាល័យរបស់បុគ្គលិកជាន់ខ្ពស់ជា សវនករផ្ទៃក្នុង ហើយត្រូវផ្តល់ឱកាសឲ្យសមាជិក ដែលបានដាក់ពាក្យលាល័យប៉ុន្មាន បញ្ជាក់ប្រាប់ពីមូលហេតុ នៃការលាល័យ។
សវនកម្មខាងក្រៅ	ក. ផ្តល់អនុសាសន៍ ដល់ក្រុមប្រឹក្សាភិបាល លើការតែងតាំង ការបញ្ឈប់ និងកញ្ចប់តម្លៃការរបស់សវនករខាងក្រៅ។ ខ. ពិភាក្សា និងពិនិត្យមើលឡើងវិញ ជាមួយសវនករខាងក្រៅ មុននឹងចាប់ផ្តើមធ្វើសវនកម្ម អំពីលក្ខណៈ និងទំហំការងារសវនកម្ម ហើយធានាលើការសម្របសម្រួល ក្នុងករណីមានក្រុមហ៊ុនសវនកម្មច្រើនចូលរួម។ គ. វាយតម្លៃអំពីគោលដៅ ការបំពេញការងារ និងឯករាជ្យភាពរបស់សវនករខាងក្រៅ (ឧទាហរណ៍ ដោយការពិនិត្យ និងវាយតម្លៃពីទំនាក់ទំនងផ្សេងៗ រវាងសវនករខាងក្រៅ និងធនាគារ)។ ឃ. អនុម័ត លើការផ្តល់សេវា ដែលមិនទាក់ទងនឹងការងារសវនកម្ម ដែលផ្តល់ដោយសវនករខាងក្រៅ និងតាមដាន និងធ្វើការវាយតម្លៃ ថាតើសេវានោះអាចនឹងប៉ះពាល់ ដល់ឯករាជ្យភាពរបស់ពួកគាត់ឬទេ។ ង. ធានាថា មានការពិនិត្យច្បាស់លាស់ លើលក្ខខណ្ឌនៃការផ្តល់សេវា ដែលមិនទាក់ទងនឹងការងារសវនកម្ម ដើម្បីចៀសវាងការប៉ះពាល់ដល់ការវិនិច្ឆ័យ ប្រកបដោយឯករាជ្យភាពរបស់សវនករខាងក្រៅ។ ច. ធានាថា របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា ដោយមានការត្រួតពិនិត្យឡើងវិញជាប្រចាំ លើភាពគ្រប់គ្រាន់ នៃការធ្វើសវិធានធន ដែលចាំបាច់ និងចំពោះបំណុលអាក្រក់ និងសង្ស័យ។ ឆ. រក្សាការទំនាក់ទំនងស្មោះត្រង់ បើកចំហ ទាន់ពេលវេលា និងទៀងទាត់ ជាមួយសវនករខាងក្រៅ និងតម្រូវឲ្យសវនករខាងក្រៅ រាយការណ៍មកកាន់គណៈកម្មាធិការសវនកម្ម អំពីបញ្ហាសំខាន់ៗ (ដោយមិនមានវត្តមានរបស់គណៈគ្រប់គ្រង ប្រសិនបើចាំបាច់)។ ជ. ពិនិត្យឡើងវិញ លើរបាយការណ៍គ្រប់គ្រងផ្ទៃក្នុង របស់សវនករខាងក្រៅ និងធានាថា គណៈគ្រប់គ្រងចាត់វិធានការកែតម្រូវ ដើម្បីឆ្លើយតបទៅនឹងលទ្ធផលសវនកម្មខាងក្រៅ និងអនុសាសន៍ ដែលលើកឡើង ដោយសវនករខាងក្រៅ ទាន់ពេលវេលា។ ឈ. តាមដាន និងវាយតម្លៃប្រសិទ្ធភាពការងាររបស់សវនករខាងក្រៅ រួមទាំងជួបប្រជុំ ជាមួយសវនករខាងក្រៅយ៉ាងហោចណាស់ម្តង ក្នុងមួយឆ្នាំ ដោយមិនមានវត្តមានរបស់គណៈគ្រប់គ្រង ដើម្បីពិភាក្សាលើបញ្ហាគន្លឹះសំខាន់ៗ និងស្នើសុំយោបល់ ពីសវនករខាងក្រៅវិញ។
លទ្ធផលសវនកម្ម ការត្រួតពិនិត្យផ្ទៃក្នុង និងបញ្ហា នៃការប្រតិបត្តិតាមច្បាប់	ពិនិត្យឡើងវិញ លើលទ្ធផលនៃការអង្កេតសំខាន់ៗ លទ្ធផលសវនកម្មជាប្រចាំ និងការត្រួតពិនិត្យផ្ទៃក្នុង និងការប្រតិបត្តិតាមច្បាប់ ដែលរាយការណ៍ដោយសវនករផ្ទៃក្នុង សវនករខាងក្រៅ និងសវនកររបស់និយ័តករ។
របាយការណ៍ហិរញ្ញវត្ថុ	ពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស និងប្រចាំឆ្នាំ មុនពេលទទួលបានការអនុម័ត ពីក្រុមប្រឹក្សាភិបាល ដោយផ្តោតសំខាន់លើ៖ - ការផ្លាស់ប្តូរណាមួយ នៅក្នុងការអនុវត្ត និងគោលការណ៍គណនេយ្យ - បញ្ហាសំខាន់ៗ ដែលបានលើកឡើង រួមទាំងបញ្ហាទាក់ទងនឹងការរាយការណ៍ហិរញ្ញវត្ថុ ការវិនិច្ឆ័យសំខាន់ៗ របស់គណៈគ្រប់គ្រង ព្រឹត្តិការណ៍ ឬប្រតិបត្តិការមិនប្រក្រតី និងសំខាន់ៗ និងរបៀប ដែលបញ្ហាទាំងអស់ ត្រូវបានបង្ហាញ - ការធ្វើសេចក្តីសន្និដ្ឋាន ពីបញ្ហាដែលកំពុងកើតឡើង និង - ការប្រតិបត្តិតាមស្តង់ដារគណនី និងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ និងបទប្បញ្ញត្តិច្បាប់ដទៃផ្សេងទៀត
ប្រតិបត្តិការរបស់ភាគីសម្ព័ន្ធយោធិ	ពិនិត្យរាល់ប្រតិបត្តិការ ធ្វើឡើងជាមួយភាគីសម្ព័ន្ធយោធិ និងជូនដំណឹងដល់ក្រុមប្រឹក្សាភិបាល ពីប្រតិបត្តិការទាំងនោះ។
ការពិនិត្យរបាយការណ៍ ពាក់ព័ន្ធនឹងរបាយការណ៍ហិរញ្ញវត្ថុ	ពិនិត្យភាពត្រឹមត្រូវ និងភាពគ្រប់គ្រាន់ នៃសេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល នៅក្នុងរបាយការណ៍ក្រុមប្រឹក្សាភិបាល ការបង្ហាញពីអភិបាលកិច្ចធនាគារ របាយការណ៍ហិរញ្ញវត្ថុ និងសេចក្តីប្រកាសដំបូង ពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។
ការតាមដានការអនុវត្តតាមគោលនយោបាយទំនាស់ផលប្រយោជន៍	តាមដានការអនុវត្តតាមគោលនយោបាយ ស្តីពីទំនាស់ផលប្រយោជន៍របស់ធនាគារ
ការពិនិត្យក្របខណ្ឌគ្រប់គ្រងផ្ទៃក្នុង	ពិនិត្យមតិយោបល់របស់ភាគីទីបី ចំពោះរចនាសម្ព័ន្ធ និងប្រសិទ្ធភាពនៃក្របខណ្ឌគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារ
ផ្សេងៗទៀត	ក. ទាក់ទងជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់ ជាទៀងទាត់ ដើម្បីទទួលបានព័ត៌មាន អំពីបញ្ហាដែលប៉ះពាល់ ដល់ធនាគារ។ ខ. កោះប្រជុំជាមួយសវនករផ្ទៃក្នុង សវនករខាងក្រៅ ឬទាំងពីរ ក្នុងពេលតែមួយ ហើយលំដាប់ចាំបាច់។ គ. ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆមាស និងប្រចាំឆ្នាំ សម្រាប់ដាក់បញ្ចូល ទៅឲ្យក្រុមប្រឹក្សាភិបាលរបស់ធនាគារ និងធានានូវការបោះពុម្ពផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ បានរហ័ស។

៥. សេចក្តីសង្ខេបសកម្មភាពផ្សេងៗ ក្នុងឆ្នាំ ២០១៩

៥.១. គណៈកម្មាធិការសវនកម្ម

- ក. បានត្រួតពិនិត្យឡើងវិញ និងអនុម័តយល់ព្រម លើផែនការសវនកម្មប្រចាំឆ្នាំវិសាលភាពការងារ និងតម្រូវការ ផ្នែកធនធានរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង។
- ខ. បានត្រួតពិនិត្យវិធីសាស្ត្ររបស់សវនកម្មផ្ទៃក្នុង ក្នុងការវាយតម្លៃកម្រិតហានិភ័យ ក្នុងវិស័យផ្សេងៗ ដែលអាចធ្វើសវនកម្មបាន និងធានាថា មុខងារសវនកម្មផ្ដោតសំខាន់ ទៅលើវិស័យដែលមានកម្រិតហានិភ័យខ្ពស់។
- គ. បានត្រួតពិនិត្យឡើងវិញ នូវភាពគ្រប់គ្រាន់ និងប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យនានា ការធ្វើរបាយការណ៍ និងការគ្រប់គ្រងហានិភ័យ ដើម្បីធានាថា មានវិធីសាស្ត្រជាប្រព័ន្ធមួយ ក្នុងការកំណត់ វាយតម្លៃ និងកាត់បន្ថយហានិភ័យ លើវិស័យនានា។
- ឃ. បានត្រួតពិនិត្យឡើងវិញ នូវប្រសិទ្ធភាពនៃប្រតិបត្តិការ និងការប្រើប្រាស់ធនធានទាំងអស់ នៅក្នុងធនាគារ ដោយសន្សំសំចៃ។
- ង. បានត្រួតពិនិត្យឡើងវិញ អំពីការតែងតាំងសវនករខាងក្រៅ ព្រមទាំងឯករាជ្យភាព និងប្រសិទ្ធភាពការងាររបស់ សវនករខាងក្រៅផងដែរ។
- ច. បានត្រួតពិនិត្យឡើងវិញ នូវផែនការសវនកម្មរបស់សវនករខាងក្រៅ វិសាលភាពការងារ និងលទ្ធផលនៃសវនកម្មប្រចាំឆ្នាំរបស់ធនាគារ។
- ឆ. បានជួបជាមួយសវនករខាងក្រៅ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ដោយពុំមានវត្តមានរបស់គណៈគ្រប់គ្រង និងអភិបាលប្រតិបត្តិ ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនានា និងស្នើសុំយោបល់កែតម្រូវ ពីសវនករខាងក្រៅ។
- ជ. បានត្រួតពិនិត្យឡើងវិញ នូវបញ្ហាពាក់ព័ន្ធនឹងការត្រួតពិនិត្យផ្ទៃក្នុងដែលរកឃើញដោយសវនករផ្ទៃក្នុង និងសវនករខាងក្រៅ ព្រមទាំងការឆ្លើយតបរបស់គណៈគ្រប់គ្រង ចំពោះអនុសាសន៍របស់សវនករ និងការឯកភាព លើផែនការសកម្មភាព ដែលត្រូវអនុវត្ត។
- ឈ. បានត្រួតពិនិត្យឡើងវិញ នូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសរបស់ធនាគារ។
- ញ. បានត្រួតពិនិត្យឡើងវិញ នូវប្រតិបត្តិការជាមួយភាគីសម្ព័ន្ធយោគី និងភាពគ្រប់គ្រាន់ នៃនីតិវិធីរបស់ធនាគារ ក្នុងការកំណត់ តាមដាន រាយការណ៍ និងត្រួតពិនិត្យឡើងវិញ នូវប្រតិបត្តិការជាមួយភាគីសម្ព័ន្ធយោគីនោះ។
- ដ. បានធានានូវការប្រតិបត្តិតាមវិធានច្បាប់ និងគោលការណ៍ផ្ទៃក្នុង ព្រមទាំងការវិវត្ត នៃសកម្មភាពការងារនានា របស់គណៈគ្រប់គ្រង ក្នុងការអនុវត្តតាមអនុសាសន៍ របស់សវនកម្មផ្ទៃក្នុង និងសវនកម្មខាងក្រៅ។

៥.២. មុខងារសវនកម្មផ្ទៃក្នុង

- ក. ការធ្វើសវនកម្មផ្ទៃក្នុង សម្រាប់ធនាគារ មានការជួយគាំទ្រ ពីនាយកដ្ឋានសវនកម្មផ្ទៃក្នុង របស់ក្រុមហ៊ុនមេ។
- ខ. នាយកដ្ឋានសវនកម្មផ្ទៃក្នុង អនុវត្តការងារ ប្រកបដោយឯករាជ្យភាព និងធានា លើភាពគ្រប់គ្រាន់ និងប្រសិទ្ធភាព នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលបានអនុវត្ត ដោយគណៈគ្រប់គ្រង។
- គ. នាយកដ្ឋានសវនកម្មផ្ទៃក្នុង ជួយគណៈកម្មាធិការសវនកម្ម និងគណៈគ្រប់គ្រង ក្នុងការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព ចំពោះការត្រួតពិនិត្យ លើប្រសិទ្ធភាពចំណាយ ការវាយតម្លៃលើការគ្រប់គ្រងហានិភ័យ និងការផ្តល់យោបល់ លើវិធានការកាត់បន្ថយហានិភ័យ ដែលបានរកឃើញ និងធានានូវដំណើរការអភិបាលកិច្ចត្រឹមត្រូវ។
- ឃ. នាយកដ្ឋានសវនកម្មផ្ទៃក្នុង ផ្តល់របាយការណ៍ជាប្រចាំ ជូនដល់គណៈកម្មាធិការសវនកម្ម និងគណៈគ្រប់គ្រង ដោយរាយការណ៍ អំពីលទ្ធផលនៃការធ្វើសវនកម្ម ដែលបញ្ជាក់អំពីប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងហានិភ័យសំខាន់ៗ។
- ង. នាយកដ្ឋានសវនកម្មផ្ទៃក្នុង ធ្វើការស៊ើបអង្កេត លើសកម្មភាព ដែលសង្ស័យថា ជាការកេងបន្លំ និងសកម្មភាពមិនប្រក្រតីផ្សេងទៀត។

៥.៣. របាយការណ៍សវនកម្មផ្ទៃក្នុង

- ក. នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានបញ្ចប់ការធ្វើសវនកម្ម ក្នុងអំឡុងឆ្នាំ ចំនួន ១៧ លើក ដោយបានធ្វើសវនកម្ម លើប្រតិបត្តិការសំខាន់ៗទាំងអស់។
- ខ. រាល់បញ្ហា ដែលនាយកដ្ឋានសវនកម្មផ្ទៃក្នុងរកឃើញ ត្រូវបានកត់ត្រាទុក និងតាមដានបន្ត រហូតដល់បញ្ហាទាំងនោះ ត្រូវបានដោះស្រាយចប់ ហើយនឹងត្រូវរាយការណ៍រៀងរាល់ ០២ ខែម្តង ជូនគណៈកម្មាធិការសវនកម្ម ដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង
- គ. ការវិវត្ត នៃសកម្មភាពការងារ ក្នុងការអនុវត្តតាមអនុសាសន៍ របស់នាយកដ្ឋានសវនកម្ម ក៏ត្រូវរាយការណ៍ ជូនដល់គណៈកម្មាធិការសវនកម្ម រៀងរាល់ ០២ ខែម្តងផងដែរ។

សេចក្តីថ្លែងការណ៍ ស្តីអំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល ផ្តល់សារៈសំខាន់ ទៅលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ និងប្តេជ្ញា រក្សាប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងនោះ ឲ្យមានលក្ខណៈល្អប្រសើរ។ ប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង បង្ហាញពី តម្រូវការចាំបាច់ ចំពោះការប្រតិបត្តិការអាជីវកម្ម ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល និង ដំណើរការនៃការរៀបចំ និងគ្រួសារនៃការប្រតិបត្តិការអាជីវកម្ម និងសមស្រប ព្រមទាំង ការអនុវត្ត ស្របតាមបទប្បញ្ញត្តិច្បាប់ ជាធរមានផងដែរ។

ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវជាមួយ លើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ និងការ គ្រប់គ្រងលើប្រព័ន្ធព័ត៌មានវិទ្យា។ ក្រុមប្រឹក្សាភិបាលក៏ទទួលស្គាល់ផងដែរថាការគ្រួតពិនិត្យឡើងវិញ លើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង គឺជាដំណើរការរួមគ្នា និងត្រូវអនុវត្តជាបន្តបន្ទាប់ នៅក្នុងធនាគារ ហើយ វាត្រូវធ្វើការផ្លាស់ប្តូរ ស្របទៅនឹងបច្ចេកវិទ្យា បរិយាកាសអាជីវកម្ម និងបទប្បញ្ញត្តិច្បាប់ ក្នុងន័យ ធ្វើឲ្យប្រសើរឡើង នូវដំណើរការនៃការកំណត់ វាយតម្លៃ និងគ្រប់គ្រងហានិភ័យ។ ប្រព័ន្ធគ្រួតពិនិត្យ ផ្ទៃក្នុង ត្រូវបានបង្កើតឡើងដើម្បីកំណត់គ្រប់គ្រង និងគ្រួតពិនិត្យហានិភ័យរួមបញ្ចូលទាំងហានិភ័យ ប្រតិបត្តិការ ពោលគឺមិនមែនដើម្បីលុបបំបាត់ចោលនូវហានិភ័យ ដែលកើតចេញពីការបរាជ័យ ក្នុងការសម្រេចទិសដៅអាជីវកម្មនោះទេ។

ការគ្រប់គ្រងហានិភ័យ និងក្របខណ្ឌនៃការគ្រួតពិនិត្យ

ធនាគារចាត់ទុកថា ការគ្រប់គ្រងហានិភ័យ គឺជាធាតុមួយយ៉ាងសំខាន់ នៃអាជីវកម្មរបស់ធនាគារ ហើយបញ្ចូលវប្បធម៌ហានិភ័យដ៏តឹងរឹង ទៅក្នុងប្រតិបត្តិការ និងដំណើរការសម្រេចចិត្តរបស់ធនាគារ។ ជាមួយនឹងការយល់ដឹងអំពីអត្ថប្រយោជន៍នៃការគ្រប់គ្រងហានិភ័យ សម្រាប់ធនាគារ ដើម្បីសម្រេច បាននូវការរីកចម្រើន ប្រកបដោយនិរន្តរភាពបាន ក្រុមការងារគ្រប់គ្រងហានិភ័យ ចូលរួមតាំងពី ដំណាក់កាលដំបូង នៃដំណើរការទទួលយកហានិភ័យដើម្បីផ្តល់នូវទស្សនៈឯករាជ្យនិងមតិយោបល់ រួមមានការវាយតម្លៃផលិតផលថ្មី ការកំណត់យុទ្ធសាស្ត្រ ការវាយតម្លៃឥណទាន ។ល។

ធនាគារ ដែលជាផ្នែកមួយ នៃស៊ីអាយអិមប៊ី គ្រុប (CIMB Group) បានបញ្ចូលនូវក្របខណ្ឌ គ្រប់គ្រងហានិភ័យទូទៅមួយ សម្រាប់សហគ្រាសទាំងមូល (EWRM) ដើម្បីគ្រប់គ្រងហានិភ័យ និងឱកាសរបស់ខ្លួន។ ក្របខណ្ឌគ្រប់គ្រងហានិភ័យទូទៅ សម្រាប់សហគ្រាសទាំងមូល ផ្តល់ជូន ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងរបស់ខ្លួន នូវឧបករណ៍មួយ ដើម្បីធ្វើការប្រមូលមើលទុក ជាមុន និងគ្រប់គ្រង លើហានិភ័យដែលមានស្រាប់ និងហានិភ័យ ដែលអាចនឹងកើតមាន ដោយធ្វើ ការពិចារណា ទៅលើការកែប្រែនូវទម្រង់ហានិភ័យ ស្របតាមការផ្លាស់ប្តូរ នៃយុទ្ធសាស្ត្រអាជីវកម្ម បញ្ញត្តិច្បាប់ និងសកម្មភាពការងារ។

សុវត្ថិភាពបច្ចេកវិទ្យាព័ត៌មានវិទ្យា

សុវត្ថិភាពបច្ចេកវិទ្យាព័ត៌មានវិទ្យា គឺជាយុទ្ធសាស្ត្រនៃការគ្រប់គ្រង ទៅលើអ្នកប្រើប្រាស់ ដំណើរការរបស់ប្រព័ន្ធ និងប្រព័ន្ធបច្ចេកវិទ្យា។ ដើម្បីជ្រើសរើសបន្ថែម លើកម្រិតការគ្រប់គ្រងសុវត្ថិភាព បច្ចេកវិទ្យាព័ត៌មាន ធនាគារបានជ្រើសយកប្រព័ន្ធ និងបែបបទនៃការគ្រប់គ្រង ពីក្រុមហ៊ុនមេ។ ដោយ អនុវត្តតាមគោលការណ៍នេះ ធនាគារអាចធានាបាននូវសុវត្ថិភាព លើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ព័ត៌មាន ដោយមានប្រសិទ្ធភាព ដើម្បីគាំទ្រដំណើរអាជីវកម្មរបស់ធនាគារ។

ដើម្បីឲ្យស្របទៅតាមការរីកលូតលាស់នៃអាជីវកម្មធនាគារ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ព័ត៌មានវិទ្យា ស្ថាបត្យកម្ម ផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យារបស់យើង តែងតែត្រូវបានពិនិត្យឡើងវិញ ជារៀងៗ និងធ្វើការកែសម្រួលបន្ថែម ដើម្បីឲ្យអាចកាន់តែមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រង ហានិភ័យទាំងខាងក្នុងនិងក្រៅ។ លើសពីនេះទៅទៀត ធនាគារមានការពឹងផ្អែកទៅលើមជ្ឈមណ្ឌល ប្រតិបត្តិការសន្តិសុខ របស់ក្រុមហ៊ុនមេ (Group's Security Operation Center) ដែលបង្កើត

ឡើង ដើម្បីតាមដាន និងឆ្លើយតបទៅនឹងសកម្មភាពវាយប្រហារ តាមប្រព័ន្ធអ៊ីនធឺណិត (cyber-attack) ដែលអាចនឹងកើតឡើង ដោយយថាហេតុ។

រីឯនៅកម្រិតសុវត្ថិភាព តាមបណ្តាញកុំព្យូទ័រវិញ ធនាគារបានតម្លើងបន្ថែម នូវជញ្ជាំងសុវត្ថិភាព (Firewall) និងការកំណត់ លើការចូលប្រើប្រាស់ ដើម្បីគ្រប់គ្រងសុវត្ថិភាព និងធនធានផ្សេងៗ ក្នុង បណ្តាញ ហើយអនុញ្ញាតទៅលើសំណើ ដែលបានអនុម័តតែប៉ុណ្ណោះ។ ធនាគារក៏បានតម្លើងបន្ថែម នូវប្រព័ន្ធទប់ស្កាត់ នៅចំណុចចុងក្រោយ (End-point Protection) ផងដែរ ដែលមានដូចជា កម្មវិធីកម្ចាត់មេរោគ (Anti-malware) កម្មវិធីរក្សាសុវត្ថិភាពទិន្នន័យ (Hard Disk Encryption) ប្រព័ន្ធទប់ស្កាត់ការបាត់បង់ទិន្នន័យ (Data Loss Prevention) ប្រព័ន្ធទប់ស្កាត់ការជ្រៀតជ្រែក (Intrusion Prevention System) និងប្រព័ន្ធសម្អាតមាតិកាអ៊ីម៉ែល និងអ៊ីនធឺណិតជាដើម (Web and Email Content Filtering System) ដែលអាចជួយកាត់បន្ថយហានិភ័យ ផ្នែកសន្តិសុខដែល គួរឲ្យកត់សម្គាល់ នៅពេលទិន្នន័យឆ្លងកាត់ប្រព័ន្ធបណ្តាញរបស់ធនាគារ។ វេចនានុក្រមមេរោគថ្មីៗ នៃកម្មវិធីបរិក្ខារខាងលើ តែងតែទទួលបានការធ្វើបច្ចុប្បន្នភាព ដើម្បីឲ្យពួកវាអាចស្គាល់ រារាំង និង កាត់បន្ថយ នូវភាពងាយរងគ្រោះផ្សេងៗ។

ធនាគារក៏បានធ្វើបទបង្ហាញ និងមានការបណ្តុះបណ្តាលចំណេះដឹង ទៅដល់បុគ្គលិក ដើម្បី បង្កើនការយល់ដឹង អំពីភាពជាឯកជន ការលេចធ្លាយនៃព័ត៌មាន សុវត្ថិភាពព័ត៌មាន និងទំនួល ខុសត្រូវផ្សេងៗ។ ការបណ្តុះបណ្តាលទាំងនេះមានលក្ខណៈ ដូចជាឯកសារសិក្សាអេឡិចត្រូនិច និង ការចែកចាយ ជាព្រឹត្តិបត្រព័ត៌មានផ្សេងៗ។

ដំណើរការនៃការគ្រួតពិនិត្យផ្ទៃក្នុងសំខាន់ៗ

ដំណើរការសំខាន់ៗ ដែលក្រុមប្រឹក្សាភិបាលបានបង្កើតឡើង ដើម្បីធ្វើការគ្រួតពិនិត្យឡើងវិញ នូវភាពគ្រប់គ្រាន់ និងសុចរិតភាពនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង រួមបញ្ចូលទាំងការអនុវត្តតាមច្បាប់ បទប្បញ្ញត្តិវិធាន សេចក្តីណែនាំ និងគោលការណ៍ណែនាំ ដែលមានជាធរមាន មានដូចខាងក្រោម៖

គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការសវនកម្ម មានសមាជិកជាអភិបាលឯករាជ្យមិនប្រតិបត្តិ។ គណៈកម្មាធិការ សវនកម្ម គឺជាគណៈកម្មាធិការមួយ ដែលទទួលបានការផ្ទេរសិទ្ធិអំណាច ពីក្រុមប្រឹក្សាភិបាល ដើម្បី ទទួលខុសត្រូវ លើការគ្រួតពិនិត្យការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ការផ្សព្វផ្សាយព័ត៌មាន ការ ប្រតិបត្តិកម្មបទប្បញ្ញត្តិច្បាប់ ការគ្រប់គ្រងហានិភ័យ ការអនុវត្តអភិបាលកិច្ច និងការតាមដានដំណើរ ការវិនិយោគគ្រប់គ្រង លើការគ្រួតពិនិត្យផ្ទៃក្នុង នៅក្នុងធនាគារ។ គណៈគ្រប់គ្រងជាន់ខ្ពស់ សវនករ ផ្ទៃក្នុង និងសវនករខាងក្រៅ ផ្តល់របាយការណ៍ជូនគណៈកម្មាធិការសវនកម្ម អំពីប្រសិទ្ធភាព និង ប្រសិទ្ធផល នៃការគ្រួតពិនិត្យផ្ទៃក្នុង។

រាល់បញ្ហាសំខាន់ៗ និងគួរឲ្យកត់សម្គាល់ ដែលបានរកឃើញ ដោយសវនករផ្ទៃក្នុង សវនករ ខាងក្រៅ និងនិយ័តករ ត្រូវរាយការណ៍ទៅគណៈកម្មាធិការសវនកម្ម ដើម្បីធ្វើការគ្រួតពិនិត្យឡើង វិញ និងពិភាក្សា។ គណៈកម្មាធិការសវនកម្ម ត្រួតពិនិត្យឡើងវិញ និងធានាអំពីការអនុវត្តផែនការ កាត់បន្ថយបញ្ហា ឬហានិភ័យរបស់គណៈគ្រប់គ្រង ដើម្បីការពារផលប្រយោជន៍របស់ធនាគារ និង រក្សាបានល្អ នូវអភិបាលកិច្ចដ៏សមស្រប។ ការគ្រប់គ្រង ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ដែលត្រូវបានចាត់ថ្នាក់ថា មាន «ហានិភ័យលើសពីកម្រិតមធ្យម» ឬ «ហានិភ័យកម្រិតខ្ពស់» ដោយ សវនករផ្ទៃក្នុង ត្រូវទទួលបានការពិគ្រោះយោបល់ ពីគណៈកម្មាធិការសវនកម្ម។

គណៈកម្មាធិការសវនកម្ម ក៏ធ្វើការគ្រួតពិនិត្យឡើងវិញផងដែរ នូវរាល់ប្រតិបត្តិការ ជាមួយភាគី សម្ព័ន្ធឯកិភាព ថ្លៃចំណាយ លើសវនកម្ម និងថ្លៃចំណាយ មិនពាក់ព័ន្ធនឹងកិច្ចការសវនកម្ម ដែលស្នើ ដោយសវនករខាងក្រៅរបស់ធនាគារ។

ការធ្វើបទបង្ហាញនានា អំពីផែនការអាជីវកម្ម ការវិវឌ្ឍថ្មីៗ ប្រតិបត្តិការនានា ហានិភ័យនៃ អាជីវកម្ម និងការត្រួតពិនិត្យនានា ដើម្បីកាត់បន្ថយហានិភ័យ ត្រូវបានធ្វើឡើងដោយផ្នែកអាជីវកម្ម ពាក់ព័ន្ធ និងផ្នែកគាំទ្រអាជីវកម្ម ប្រសិនបើគណៈកម្មាធិការសវនកម្ម គិតថាចាំបាច់។

សមាជិកគណៈកម្មាធិការសវនកម្ម ក៏ចូលរួមកិច្ចប្រជុំកំពូលរបស់គណៈគ្រប់គ្រងប្រចាំឆ្នាំ របស់ ធនាគារ (Bank's Annual Management Summit) ផងដែរ ដែលនៅក្នុងកិច្ចប្រជុំនោះ ផ្នែក អាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្មនីមួយៗ ធ្វើការត្រួតពិនិត្យឡើងវិញ នូវប្រតិបត្តិការនានារបស់ខ្លួន ដែលបានធ្វើឡើងសម្រាប់ឆ្នាំនេះ ព្រមទាំងធ្វើការបង្ហាញអំពីយុទ្ធសាស្ត្រ និងផែនការនានា សម្រាប់ ឆ្នាំបន្ទាប់ផងដែរ។

គណៈកម្មាធិការហានិភ័យ

គណៈកម្មាធិការហានិភ័យកំណត់អំពីកម្មវត្ថុនៃគោលការណ៍ហានិភ័យរបស់ធនាគារ និងបំពេញ តួនាទី និងកាតព្វកិច្ចជំនួសឲ្យក្រុមប្រឹក្សាភិបាល ក្នុងការត្រួតពិនិត្យ លើការគ្រប់គ្រងហានិភ័យ។ ការទទួលខុសត្រូវ ចំពោះការត្រួតពិនិត្យ លើការគ្រប់គ្រងហានិភ័យប្រចាំថ្ងៃ ត្រូវបានប្រគល់សិទ្ធិ ជូនទៅគណៈកម្មាធិការហានិភ័យ ដែលទទួលបន្ទុករាយការណ៍ដោយផ្ទាល់ ទៅក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការហានិភ័យ ធ្វើការជួបប្រជុំ ជារៀងរាល់ខែ ឬ តាមការចាំបាច់។

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម រាយការណ៍អំពីហានិភ័យសាច់ប្រាក់ ងាយស្រួល និងបញ្ហាទាក់ទងនឹងទ្រព្យសកម្ម និងទ្រព្យអកម្មរបស់ធនាគារ ទៅគណៈកម្មាធិការ ហានិភ័យ។ គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្មធ្វើការប្រជុំជារៀងរាល់ខែ ដោយ មានតួនាទីចម្បង ក្នុងការពិនិត្យតាមដាន និងដោយប្រើយុទ្ធសាស្ត្រគ្រប់គ្រង លើហានិភ័យហិរញ្ញវត្ថុ នៃតារាងតុល្យការ។ គណៈកម្មាធិការនេះ មានការទទួលខុសត្រូវដាក់លាក់ ចំពោះការគ្រប់គ្រង លើថ្លៃដើមឥណទាន ការរៀបចំអភិវឌ្ឍន៍បន្ថែម លើការផ្តល់ប្រឹក្សាដែលសមស្រប ជូនគណៈកម្មាធិការ ហានិភ័យ ក្នុងការធ្វើសេចក្តីសម្រេច ទាក់ទងនឹងហានិភ័យសាច់ប្រាក់ងាយស្រួល និងហានិភ័យ អត្រាការប្រាក់ ការបែងចែកប្រភពហិរញ្ញប្បទាន និងការត្រួតពិនិត្យឡើងវិញ នូវសមាសភាពក្នុង តារាងតុល្យការពាក់ព័ន្ធនឹងឥណទាន និងប្រាក់បញ្ញើរបស់ធនាគារ។ ជាមួយមក គណៈកម្មាធិការ គ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម ត្រួតពិនិត្យមើលការអនុវត្តនៃដំណើរការគ្រប់គ្រង ប្រកបដោយ ប្រសិទ្ធភាព សម្រាប់គ្រប់គ្រងលើអត្រាការប្រាក់ សាច់ប្រាក់ងាយស្រួល និងហានិភ័យស្រដៀងគ្នា ផ្សេងៗទៀត ដែលទាក់ទងនឹងតារាងតុល្យការរបស់ធនាគារ និងកម្រិតពាក់ព័ន្ធផ្សេងទៀត។

គោលការណ៍ និងនីតិវិធីនៃការអនុម័ត លើផលិតផលថ្មី

គោលការណ៍ និងនីតិវិធីនៃការអនុម័ត លើផលិតផលថ្មីត្រូវបានដាក់ឲ្យអនុវត្ត សម្រាប់គ្រប់ ផលិតផល និងសេវាកម្មថ្មីៗ ទាំងអស់របស់ធនាគារ។ ផលិតផលថ្មី គឺសំដៅទៅលើផលិតផល និង/ឬ សេវាកម្មទាំងឡាយណា ដែលផ្តល់ជូនដំបូងដោយធនាគារ ឬជាការបញ្ចូលផលិតផលច្រើន ជាផលិតផលតែមួយ ឬបម្រែបម្រួលទម្រង់របស់ផលិតផល ដែលមានស្រាប់ និង/ឬ សេវាកម្មដែល មានការប្រែប្រួលខ្លាំងនូវទម្រង់ហានិភ័យដូចដែលបានកំណត់ដោយនាយកដ្ឋានគ្រប់គ្រងហានិភ័យ។

គ្រប់សំណើសុំការអនុម័ត លើផលិតផលថ្មី ត្រូវឆ្លងកាត់ដំណើរការ នៃការត្រួតពិនិត្យហានិភ័យ ឲ្យបានស៊ីជម្រៅ ដោយអ្នកពាក់ព័ន្ធនានា ទាំងនៅក្នុងធនាគារ និងនៅក្នុងក្រុមហ៊ុនមេ ដើម្បីធានា ថា គ្រប់ផ្នែកសំខាន់ៗ និងផ្នែកដែលពាក់ព័ន្ធនឹងហានិភ័យ ត្រូវបានកំណត់ វាយតម្លៃ និងកាត់បន្ថយ ហានិភ័យ មុនពេលដំណើរការផលិតផល និង/ឬ សេវាកម្មថ្មីៗនោះ។ បន្ទាប់មក សំណើសុំការអនុម័ត លើផលិតផលថ្មីមួយរបស់ធនាគារ ត្រូវឆ្លងកាត់ការពិភាក្សាយ៉ាងហ្មត់ចត់ ដោយគណៈកម្មាធិការ នានារបស់ធនាគារ និងក្រុមហ៊ុនមេ មុននឹងដាក់ជូនក្រុមប្រឹក្សាភិបាលរបស់ធនាគារ ដើម្បីធ្វើការ អនុម័តចុងក្រោយ។

គណៈកម្មាធិការគ្រប់គ្រង

គណៈកម្មាធិការគ្រប់គ្រង គឺជាគណៈកម្មាធិការ ដែលបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល ដើម្បីគ្រប់គ្រងបញ្ហា ដែលកើតពីការធ្វើប្រតិបត្តិការប្រចាំថ្ងៃ។ កិច្ចប្រជុំគណៈកម្មាធិការនេះ ធ្វើឡើង រៀងរាល់មួយខែម្តង គឺនៅសប្តាហ៍ទី៣ នៃខែនីមួយៗ ឬតាមការចាំបាច់។ សមាសភាពរបស់ គណៈកម្មាធិការគ្រប់គ្រង រួមមានសមាជិក មកពីនាយកដ្ឋាននានា រួមបញ្ចូលទាំងតំណាង មកពី សវនករផ្ទៃក្នុងមួយរូបនិងមន្ត្រីប្រតិបត្តិការមួយរូបដែលត្រូវបានអញ្ជើញចូលរួមប្រជុំជាអចិន្ត្រៃយ៍។

គោលការណ៍ និងនីតិវិធីផ្ទៃក្នុង

រាល់គោលការណ៍ និងនីតិវិធីផ្ទៃក្នុងរបស់ផ្នែកអាជីវកម្មទាំងអស់ ត្រូវបានអនុម័តដោយក្រុម ប្រឹក្សាភិបាល។ គោលការណ៍ និងនីតិវិធីទាំងអស់នេះ ត្រូវបានប្រើប្រាស់ជាឧបករណ៍នាំផ្លូវមួយ សម្រាប់ការធ្វើប្រតិបត្តិការប្រចាំថ្ងៃដើម្បីធានាអំពីការប្រតិបត្តិតាមការត្រួតពិនិត្យផ្ទៃក្នុងនិងបទប្បញ្ញត្តិ ច្បាប់ដែលមានជាធរមាន។ គោលការណ៍នេះរៀបចំឡើង ក្នុងគោលបំណងធានាប្រសិទ្ធភាពនៃ ប្រតិបត្តិការ ឲ្យកាន់តែមានភាពប្រសើរឡើង ដោយធ្វើការពិចារណាផងដែរ ទៅលើបម្រែបម្រួល នៃវិស័យធនាគារ ដូចជាលក្ខខណ្ឌតម្រូវរបស់ច្បាប់ ហានិភ័យ និងវិធានការត្រួតពិនិត្យផ្ទៃក្នុង ដើម្បី កាត់បន្ថយហានិភ័យ ព្រមទាំងផលិតផល និងសេវាកម្មថ្មីៗផងដែរ។

សវនកម្មផ្ទៃក្នុង

នាយកដ្ឋានសវនកម្មផ្ទៃក្នុងធ្វើការរាយការណ៍ដោយឯករាជ្យជូនគណៈកម្មាធិការសវនកម្មហើយ នាយកដ្ឋានសវនកម្មផ្ទៃក្នុង មានឯករាជ្យភាពគ្រប់គ្រាន់ ពីផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ផ្សេងទៀត លើគ្រប់សកម្មភាព និងប្រតិបត្តិការទាំងអស់។ ការទទួលខុសត្រូវចម្បងរបស់នាយកដ្ឋាន សវនកម្មផ្ទៃក្នុង គឺផ្តល់ការវាយតម្លៃឯករាជ្យ លើភាពគ្រប់គ្រាន់ ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការ គ្រប់គ្រងហានិភ័យ ដំណើរការគ្រប់គ្រង និងការត្រួតពិនិត្យ ដែលអនុវត្តដោយគណៈគ្រប់គ្រង។ ក្នុងការវាយតម្លៃ ទៅលើការត្រួតពិនិត្យផ្ទៃក្នុង នាយកដ្ឋានសវនកម្មផ្ទៃក្នុង អនុវត្តតាមសមាសភាគ ទាំងប្រាំ (៥) ដែលចែងនៅក្នុងក្របខណ្ឌរួម នៃការត្រួតពិនិត្យផ្ទៃក្នុង ដែលដាក់ចេញដោយគណៈ កម្មាធិការ Committee of Sponsoring Organisations of the Treadway Commission (COSO) ដែលសមាសភាគទាំងនោះ រួមមានស្ថានភាពនៃការត្រួតពិនិត្យ ការវាយតម្លៃហានិភ័យ សកម្មភាពត្រួតពិនិត្យការទំនាក់ទំនង និងព័ត៌មានហើយនិងការពិនិត្យតាមដានសកម្មភាព។ COSO គឺជាអង្គភាពមួយ ដែលទទួលស្គាល់ជាអន្តរជាតិ ដែលផ្តល់សេចក្តីណែនាំ និងភាពជាអ្នកដឹកនាំ ផ្នែកទស្សនៈ លើការត្រួតពិនិត្យផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យរបស់សហគ្រាស និងការទប់ស្កាត់ ការកេងបន្លំ។

វិសាលភាពការងារ របស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង គ្របដណ្តប់លើគ្រប់ផ្នែកអាជីវកម្ម និង ផ្នែកគាំទ្រអាជីវកម្មទាំងអស់។ ការជ្រើសយកផ្នែកណាមួយ មកធ្វើសវនកម្មត្រូវធ្វើឡើងដោយ ផ្អែកលើផែនការសវនកម្មប្រចាំឆ្នាំ ដែលត្រូវបានអនុម័ត ដោយគណៈកម្មាធិការសវនកម្ម។ ផែនការ សវនកម្មប្រចាំឆ្នាំត្រូវបានបង្កើតឡើងផ្អែកតាមការវាយតម្លៃកម្រិតហានិភ័យគោលដៅនិងយុទ្ធសាស្ត្រ របស់ធនាគារ។ ផ្នែកទាំងឡាយណា ដែលត្រូវបានវាយតម្លៃថា មានហានិភ័យកម្រិតខ្ពស់ គឺជាកម្មវត្ថុ នៃការធ្វើ សវនកម្មប្រចាំឆ្នាំ រីឯផ្នែកដែលទទួលការវាយតម្លៃថា មានហានិភ័យកម្រិតទាប គឺជាកម្មវត្ថុ នៃការធ្វើ សវនកម្មប្រចាំឆ្នាំ រីឯផ្នែកដែលទទួលការវាយតម្លៃថា មានហានិភ័យកម្រិតទាប គឺជាកម្មវត្ថុនៃការធ្វើសវនកម្ម នៅវដ្តបន្តបន្ទាប់។ ក្រៅពីការវាយតម្លៃ លើហានិភ័យផែនការសវនកម្ម ប្រចាំឆ្នាំ បានដាក់បញ្ចូលផងដែរ នូវនាយកដ្ឋាននានា ដែលត្រូវទទួលការធ្វើសវនកម្ម ដែលតម្រូវ ដោយបទប្បញ្ញត្តិច្បាប់ ឬការកើតមាននូវការលួចបន្លំ នាពេលថ្មីៗ ឬក៏ការទទួលការវាយតម្លៃថា មានហានិភ័យកម្រិតខ្ពស់ កាលពីឆ្នាំចាស់ ឬចំណាត់ការថ្មីៗ ដាក់ចេញដោយនិយ័តករ ដោយផ្អែក តាមប្រតិបត្តិការទីផ្សារ ឬចំណាត់ការផ្សេងពីនេះ ព្រឹត្តិការណ៍ខាតបង់ទាំងឡាយណា ដែលត្រូវបាន រាយការណ៍ ហើយដែលមានចំនួនទឹកប្រាក់ រហូតដល់ ២៥.០០០ ដុល្លារអាមេរិក ឬលើសពីនេះ ឬ ការផ្លាស់ប្តូរសំខាន់ៗ ទៅលើប្រព័ន្ធកុំព្យូទ័រ ឬប្រតិបត្តិការ។ នាយកដ្ឋានសវនកម្មផ្ទៃក្នុង ក៏ធ្វើការ ស៊ើបអង្កេតផងដែរ លើការសង្ស័យ ចំពោះការលួចបន្លំ ដែលប្រព័ន្ធដោយបុគ្គលិក អតិថិជន និង តតិយជន ហើយផ្តល់អនុសាសន៍កែលម្អ ឲ្យកាន់តែប្រសើរឡើង ដើម្បីបង្ការកុំឲ្យបញ្ហាដែលកើត មានឡើង សាជាថ្មីម្តងទៀត និងចាត់វិធានការ ចំពោះបុគ្គលពាក់ព័ន្ធ។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង មានសិទ្ធិទទួលបានគ្រប់ព័ត៌មានទាំងអស់ ដែលចាំបាច់ដោយគ្មានការដាក់កំហិត ក្នុងក្របខណ្ឌនៃការងាររបស់ខ្លួន។ វិសាលភាពការងារ របស់នាយកដ្ឋានសវនកម្មផ្ទៃក្នុងត្រូវបានបង្កើតឡើង ដោយយោងតាមស្តង់ដារអន្តរជាតិ នៃការប្រកបវិជ្ជាជីវៈសវនកម្មផ្ទៃក្នុងរបស់វិទ្យាស្ថានសវនកម្មអន្តរជាតិ (IIA) និងគោលការណ៍ណែនាំ ផ្នែកបទប្បញ្ញត្តិច្បាប់ ដែលពាក់ព័ន្ធ។

របាយការណ៍សវនកម្ម គឺជាលទ្ធផលចុងក្រោយ នៃការងារសវនកម្ម ដែលបង្ហាញពីវិសាលភាពការងារសវនកម្ម ដែលបានបំពេញការងារតម្លៃទូទៅ នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ជាមួយនឹងព័ត៌មានលម្អិត នៃការរកឃើញដោយសវនកម្ម ការឆ្លើយតបពីគណៈគ្រប់គ្រង មតិយោបល់ និងអនុសាសន៍នានារបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុងដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង។ គណៈកម្មាធិការសវនកម្មធ្វើការត្រួតពិនិត្យឡើងវិញ និងវាយតម្លៃរាល់អញ្ញត្តិកម្ម ឬការមិនប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ ដែលបានលើកឡើងដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងតាមដានសកម្មភាពនានា ដើម្បីធានាថាគណៈគ្រប់គ្រងបានចាត់វិធានការកែតម្រូវសមស្រប និងជាបន្ទាន់។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដាក់ជូននូវរបាយការណ៍ ទៅកាន់គណៈកម្មាធិការសវនកម្មរបស់ក្រុមហ៊ុនមេ ជារៀងរាល់មួយត្រីមាសម្តង។ នាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំផែនការសវនកម្ម និងការចាត់ថ្នាក់សវនកម្ម ដោយអនុវត្តតាមវិធីសាស្ត្រដូចគ្នា ទៅនឹងវិធីសាស្ត្ររបស់សវនកម្មនៃក្រុមហ៊ុនមេ ដោយធ្វើការកែសម្រួល ប្រសិនបើចាំបាច់ ដើម្បីឲ្យសមស្របទៅនឹងបទប្បញ្ញត្តិ និងបរិយាកាសក្នុងស្រុក។

ក្របខណ្ឌនៃការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់

ក្រុមប្រឹក្សាភិបាល ទទួលស្គាល់ថា មុខងារប្រតិបត្តិតាម គឺជាផ្នែកមួយសំខាន់ ក្នុងការគ្រប់គ្រងរបស់ធនាគារ និងការត្រួតពិនិត្យផ្ទៃក្នុង ពីព្រោះវប្បធម៌នៃការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ជីវីងមាំឆ្លុះបញ្ចាំងពីវប្បធម៌សាជីវកម្ម ដែលប្រកបដោយសុចរិតភាព និងក្រមសីលធម៌ខ្ពស់។

មុខងារការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់របស់ធនាគារ ត្រូវបានដឹកនាំដោយនាយកដ្ឋានប្រតិបត្តិតាម រួមជាមួយនឹងការប្រឹក្សាយោបល់ ក៏ដូចជាការណែនាំពីនាយកដ្ឋានច្បាប់ និងប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់របស់ក្រុមហ៊ុនមេ ដែលមានការិយាល័យ នៅប្រទេសម៉ាឡេស៊ី។ មុខងារចម្បងរបស់នាយកដ្ឋានប្រតិបត្តិតាម គឺជួយសម្រួលផ្តល់ជំនួយ តាមដាន អប់រំដល់ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ឲ្យអនុវត្តតាមច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំនានា។ ស្របតាមអភិបាលកិច្ចល្អ នាយកដ្ឋានប្រតិបត្តិតាម ធ្វើការរាយការណ៍ទៅក្រុមប្រឹក្សាភិបាល ដោយឯករាជ្យ។

ធនាគារបានបង្កើតឲ្យមានក្របខណ្ឌ នៃការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ ដែលតម្រូវឲ្យផ្នែកអាជីវកម្មនិងផ្នែកគាំទ្រអាជីវកម្មទាំងអស់ត្រូវបង្កើតទម្រង់ត្រួតពិនិត្យការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ (Compliance Matrix) ដោយរួមបញ្ចូលនូវច្បាប់ បទប្បញ្ញត្តិ សេចក្តីណែនាំផ្សេងៗ ដែលពាក់ព័ន្ធនឹងការអនុវត្ត។ ទម្រង់ត្រួតពិនិត្យការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ តម្រូវឲ្យមានការធ្វើបច្ចុប្បន្នភាពចំពោះច្បាប់ បទប្បញ្ញត្តិ សេចក្តីណែនាំ ដែលត្រូវបានកែប្រែ ឬបង្កើតថ្មី ដើម្បីធានាលើការប្រតិបត្តិតាម។ បន្ថែមលើនោះទៀត ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ក៏ត្រូវធ្វើតេស្តដោយខ្លួនឯង (Self-Testing) តាមទម្រង់ត្រួតពិនិត្យការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ផងដែរ ហើយនាយកដ្ឋានប្រតិបត្តិតាម ធ្វើការផ្ទៀងផ្ទាត់លើលទ្ធផលនៃការធ្វើតេស្តដោយខ្លួនឯងនោះ ដោយឯករាជ្យ។ បន្ថែមពីនេះទៀត នាយកដ្ឋានប្រតិបត្តិតាម ក៏បានអនុវត្តការត្រួតពិនិត្យឡើងវិញ (ដោយការចុះត្រួតពិនិត្យដល់ទីកន្លែង និងត្រួតពិនិត្យ លើឯកសារផ្សេងៗ) ទៅលើផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ផ្នែកតាមផែនការ នៃការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ (Compliance Work Plan) ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ លើសពីនេះទៅទៀត កម្មវិធីបណ្តុះបណ្តាល ដែលបានកំណត់ទុកត្រូវបានធ្វើឡើង យ៉ាងទៀងទាត់ ដើម្បីបង្កើតការយល់ដឹង អំពីក្របខណ្ឌនៃការប្រតិបត្តិតាម និងដើម្បីសម្រួលដល់ការអនុវត្ត សម្រាប់ធនាគារទាំងមូល។

ក្រុមប្រឹក្សាភិបាលក៏ត្រូវបានផ្តល់ជូននូវរបាយការណ៍ប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់យ៉ាងទៀងទាត់ដើម្បីឲ្យក្រុមប្រឹក្សាភិបាលយល់ច្បាស់ អំពីបញ្ហាប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់របស់ធនាគារ។

គោលការណ៍ និងនីតិវិធីនៃការអនុម័ត លើផលិតផលថ្មី

គោលការណ៍ និងនីតិវិធីនៃការអនុម័ត លើផលិតផលថ្មីត្រូវបានដាក់ឲ្យអនុវត្ត សម្រាប់គ្រប់ផលិតផល និងសេវាកម្មថ្មីៗទាំងអស់របស់ធនាគារ។ ផលិតផលថ្មី គឺសំដៅទៅលើផលិតផល និង/ឬសេវាកម្មទាំងឡាយណា ដែលផ្តល់ជូនដំបូងដោយធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ឬជាការបញ្ចូលផលិតផលច្រើន ជាផលិតផលតែមួយ ឬបម្រែបម្រួលទម្រង់របស់ផលិតផល ដែលមានស្រាប់ និង/ឬ សេវាកម្ម ដែលមានការប្រែប្រួលខ្លាំង នូវទម្រង់ហានិភ័យ ដូចដែលបានកំណត់ដោយនាយកដ្ឋានគ្រប់គ្រងហានិភ័យ។ គ្រប់សំណើសុំការអនុម័តលើផលិតផលថ្មីត្រូវឆ្លងកាត់ដំណើរការនៃការត្រួតពិនិត្យហានិភ័យ ឲ្យបានស៊ីជម្រៅ ដោយអ្នកពាក់ព័ន្ធនានា ទាំងនៅក្នុងធនាគារ និងនៅក្នុងក្រុមហ៊ុនមេ ដើម្បីធានាថា គ្រប់ផ្នែកសំខាន់ៗ និងផ្នែកដែលពាក់ព័ន្ធនឹងហានិភ័យ ត្រូវបានកំណត់វាយតម្លៃ និងកាត់បន្ថយហានិភ័យ មុនពេលដំណើរការផលិតផល និង/ឬ សេវាកម្មថ្មីៗនោះ។ បន្ទាប់មក សំណើសុំការអនុម័ត លើផលិតផលថ្មីមួយរបស់ធនាគារ ត្រូវឆ្លងកាត់ការពិភាក្សាយ៉ាងហ្មត់ចត់ ដោយគណៈកម្មាធិការនានារបស់ធនាគារ និងក្រុមហ៊ុនមេ មុននឹងដាក់ជូនគណៈកម្មាធិការហានិភ័យ ដើម្បីធ្វើការអនុម័តចុងក្រោយ និងជូនដំណឹង អំពីការអនុម័តនេះ ទៅក្រុមប្រឹក្សាភិបាល។

ការគ្រប់គ្រង លើអញ្ញត្តិកម្ម និងការផ្សព្វផ្សាយ

ធនាគារបន្តសង្កត់ធ្ងន់ លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់ នូវការគោរពតាមបទប្បញ្ញត្តិច្បាប់ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងនីតិវិធីផ្សេងទៀត ដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់ធនាគារ។ អញ្ញត្តិកម្ម ត្រូវបានលើកឡើង និងចាត់ចែងឲ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព។ ដើម្បីឈានទៅសម្រេចគោលដៅនេះ ធនាគារបានបង្កើតនូវនីតិវិធីគ្រប់គ្រង លើករណីអញ្ញត្តិកម្ម និងការផ្សព្វផ្សាយ ដើម្បីផ្សព្វផ្សាយករណីអញ្ញត្តិកម្មណាមួយ កើតមានឡើង រួមមានការមិនប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ ការមិនគោរពកាតព្វកិច្ច ការលួចបន្លំ និងការមិនគោរពតាមដំណើរការផ្ទៃក្នុង។ នីតិវិធីនេះជួយឲ្យមាននូវវិធានការកែលម្អទាន់ពេលវេលានិងពង្រឹងតម្លាភាពនិងការត្រួតពិនិត្យរបស់គណៈគ្រប់គ្រង។

ស្ថិតក្រោមនីតិវិធី នៃការគ្រប់គ្រងលើអញ្ញត្តិកម្ម និងការផ្សព្វផ្សាយរបាយការណ៍ ស្តីពីបញ្ហាដែលកើតមានត្រូវធ្វើជូន ក្នុងកំឡុងពេល ២៤ម៉ោង នៃការរកឃើញ ឬនៃការជូនដំណឹងដំបូងបំផុត អំពីបញ្ហាដែលបានកើតឡើង។ ករណីអញ្ញត្តិកម្មទាំងនេះ នឹងត្រូវបានចាត់ចែងដោះស្រាយ ដោយផ្អែកលើភាពធ្ងន់ធ្ងរ និងផលប៉ះពាល់របស់វា ទៅលើធុរកិច្ចប្រតិបត្តិការ និងកេរ្តិ៍ឈ្មោះរបស់ធនាគារ។ ករណីអញ្ញត្តិកម្មនេះត្រូវសង្ខេប និងរាយការណ៍ ទៅគណៈកម្មាធិការហានិភ័យ ប្រចាំខែ។

ក្រមសីលធម៌

ធនាគារស៊ីអាយអិមប៊ីភីអិលស៊ីមានស្តង់ដារក្រមសីលធម៌អប្បបរមាមួយ សម្រាប់គ្រប់និយោជិតទាំងអស់របស់ខ្លួនអនុវត្ត ដែលរួមបញ្ចូលគ្រប់ទិដ្ឋភាពទាំងអស់ នៃប្រតិបត្តិការធុរកិច្ចប្រចាំថ្ងៃ។ គោលការណ៍ណែនាំ អំពីក្រមសីលធម៌ ត្រូវបានអនុម័តយកតាមក្រមសីលធម៌របស់ក្រុមហ៊ុនមេ និងបានដាក់បញ្ចូល នៅក្នុងនៃកិច្ចសន្យាការងារ ដែលយល់ព្រម និងចុះហត្ថលេខា ដោយគ្រប់និយោជិតទាំងអស់។

គោលការណ៍ និងនីតិវិធី ស្តីពីធនធានមនុស្ស

គោលការណ៍ និងនីតិវិធី ស្តីពីធនធានមនុស្ស ត្រូវបានបង្កើតឡើង និងប្រើប្រាស់ នៅក្នុងក្រុមហ៊ុនមេទាំងមូល ដោយមានវិសាលភាព លើគ្រប់ទិដ្ឋភាពទាំងអស់ នៃការគ្រប់គ្រងធនធានមនុស្សក្នុងធនាគារ។ គោលការណ៍នេះបានកំណត់យ៉ាងច្បាស់លាស់ អំពីការជ្រើសរើសនិយោជិត ការតម្លើងឋានៈ ការផ្ទេរកន្លែងការងារ និងការបញ្ឈប់និយោជិត នៅក្នុងក្រុមហ៊ុនមេទាំងមូល។ គោលការណ៍ និងនីតិវិធីទាំងនេះ ត្រូវបានបង្កើតឡើង ស្របតាមបទប្បញ្ញត្តិក្នុងស្រុក ដែលពាក់ព័ន្ធដើម្បីធានាការប្រតិបត្តិតាមបទប្បញ្ញត្តិត្រូវបានអនុវត្ត។ និយោជិតទទួលបានការវាយតម្លៃការងាររបស់ខ្លួនជារៀងរាល់ឆ្នាំ ហើយការតម្លៃការងារនេះ ធ្វើឡើងដោយផ្អែកលើសូចនាករ នៃការវាយតម្លៃលទ្ធផលការងារ (Key Performance Indicator) និងការវាស់វែងសមត្ថភាពគន្លឹះ។ កម្មវិធីសិក្សា និងអភិវឌ្ឍន៍សមត្ថភាព ដែលរួមបញ្ចូលទាំងជំនាញ វគ្គបណ្តុះបណ្តាលបច្ចេកទេសត្រូវបានរៀបចំឡើង និងដាក់ឲ្យអនុវត្ត ក្នុងគោលដៅគាំទ្រ និងបង្កើនសមត្ថភាពនិយោជិត ដើម្បីធានាថា និយោជិតទាំងអស់អាច

បំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។ ធនាគារបានត្រៀមរំលឹក ដល់និយោជិតរបស់ខ្លួនជារៀងៗ អំពីគោលការណ៍ពាក់ព័ន្ធនានា តាមរយៈសារអេឡិកត្រូនិក ឬការជូនដំណឹង ជាលាយលក្ខណ៍អក្សរ និងវគ្គបណ្តុះបណ្តាលដែលពាក់ព័ន្ធនានា។ វគ្គបណ្តុះបណ្តាលមួយក្នុងចំណោមវគ្គបណ្តុះបណ្តាលផ្សេងទៀត ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ត្រូវបានធ្វើឡើងជារៀងៗ ដើម្បីការបញ្ជាក់ឲ្យឃើញ អំពីទស្សនាទានរបស់ក្រុមហ៊ុនមេ ដែលមិនអធ្យាស្រ័យចំពោះអំពើកេងបន្លំ។ ចំណុចនេះក៏បានធ្វើការសង្កត់ធ្ងន់ដែរ នៅក្នុងកម្មវិធីបណ្តុះបណ្តាលតម្រង់ទិសរបស់ក្រុមហ៊ុនមេ។

ការគ្រប់គ្រងនិរន្តរភាពនៃអាជីវកម្ម

ស៊ីអាយអិមប៊ី គ្រុប បានប្តេជ្ញាចិត្ត ក្នុងការការពារផលប្រយោជន៍របស់ម្ចាស់ភាគហ៊ុន កេរ្តិ៍ឈ្មោះរបស់ស្ថាប័ន និងការបង្កើតគុណតម្លៃ ដោយធានាឲ្យបាននូវនិរន្តរភាពអាជីវកម្ម និងមុខងារបម្រើការផ្សេងៗ នៅក្នុងស៊ីអាយអិមប៊ី គ្រុប ទាំងមូល។ ទំនួលខុសត្រូវនៃការអនុវត្ត និងដាក់ឲ្យដំណើរការនូវគោលការណ៍គ្រប់គ្រងនិរន្តរភាពអាជីវកម្មគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាភិបាលរបស់ធនាគារ។

ក្របខណ្ឌនៃការគ្រប់គ្រងនិរន្តរភាពអាជីវកម្ម (Business Continuity Management) ត្រូវបានជ្រើសយកពីក្រុមហ៊ុនមេ (ស៊ីអាយអិមប៊ី គ្រុប) មកអនុម័ត ដើម្បីកំណត់ឲ្យបានជាអប្បបរមានូវកម្រិតនៃការគ្រប់គ្រងនិរន្តរភាពអាជីវកម្ម ការបែងចែកនូវគោលការណ៍អនុវត្ត សម្រាប់គាំទ្រនាយកដ្ឋានផ្សេងៗ ហើយធ្វើឲ្យបាននូវនិរន្តរភាពអាជីវកម្មនិងសេវាកម្មសំខាន់ៗទាំងឡាយនៅក្នុងពេលវេលាកំណត់ណាមួយ នៅពេលមានគ្រោះរំខានកើតឡើង។ ក្របខណ្ឌខាងលើមានចែងជាគោល ដូចខាងក្រោម៖

- (១) រក្សានូវគុណភាពសេវាកម្ម ដើម្បីបង្កើនទំនុកចិត្ត ដូចការរំពឹងទុករបស់អតិថិជន
- (២) កាត់បន្ថយផលប៉ះពាល់ ទៅលើអាជីវកម្ម នៅពេលមានគ្រោះរំខានកើតឡើង
- (៣) មិនធ្វើឲ្យមានផលអវិជ្ជមានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ធនាគារ
- (៤) រក្សាឲ្យនូវការអនុលោមតាមច្បាប់ គោលការណ៍និរន្តរភាពអាជីវកម្ម និងបទប្បញ្ញត្តិផ្សេងៗ

ក្របខណ្ឌនៃការគ្រប់គ្រងនិរន្តរភាពអាជីវកម្ម តែងតែមានការពិនិត្យឡើងវិញ ជានិច្ចជាកាល ដើម្បីធ្វើឲ្យស្របទៅតាមបទដ្ឋានរបស់ក្រុមហ៊ុនមេ ស្របទៅតាមនីតិវិធីនៃការគ្រប់គ្រង និងការអនុវត្តនិរន្តរភាពអាជីវកម្ម រួមបញ្ចូលទាំងការវិភាគ ទៅលើមុខងារអាជីវកម្ម និងការបង្កើតនូវយុទ្ធសាស្ត្រនិរន្តរភាពអាជីវកម្ម ការឆ្លើយតបពេលមានគ្រោះរំខាន ការបង្កើតវប្បធម៌យល់ដឹង អំពីនិរន្តរភាពអាជីវកម្ម ការរៀបចំលំហាត់និរន្តរភាពអាជីវកម្ម និងការកែសម្រួល ទៅលើផែនការនិរន្តរភាពអាជីវកម្មរបស់នាយកដ្ឋាននីមួយៗ។

ដោយអនុលោមតាមក្របខណ្ឌ នៃការគ្រប់គ្រងនិរន្តរភាពអាជីវកម្ម ផែនការនិរន្តរភាពអាជីវកម្មត្រូវបានធ្វើឡើង សម្រាប់មុខងារអាជីវកម្មសំខាន់ៗ ហើយផែនការនិរន្តរភាព ពីគ្រោះមហន្តរាយត្រូវបានធ្វើឡើង សម្រាប់ប្រព័ន្ធកម្មវិធីផ្សេងៗ។ លំហាត់សាកល្បង លើផែនការទាំងពីរនេះ តែងតែត្រូវបានធ្វើឡើង ជាប្រចាំ។

លើសពីនេះទៀត ជារៀងរាល់ឆ្នាំ ធនាគាររៀបចំជាសិក្ខាសាលា អំពីការគ្រប់គ្រងនិរន្តរភាពអាជីវកម្ម សម្រាប់នាយកដ្ឋានទាំងអស់ ឲ្យបានចូលរួម ដើម្បីបង្កើនការយល់ដឹងបន្ថែមទៀត អំពីតួនាទី មុខងារ និងទំនួលខុសត្រូវរបស់ពួកគាត់។

ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ធនាគារសង្កត់ធ្ងន់ លើសារៈសំខាន់ ទៅលើការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងប្តេជ្ញាបង្កើតប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ឲ្យមានប្រសិទ្ធភាព លើការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) ដោយការអនុលោម ទៅតាមបទប្បញ្ញត្តិច្បាប់ គោលការណ៍ណែនាំ និងការអនុវត្ត ដែលល្អបំផុត សម្រាប់វិស័យធនាគារ។

ធនាគាររក្សាការអនុវត្តតាមគោលនយោបាយ និងនីតិវិធី ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារ និងជាបន្តបន្ទាប់ធ្វើបច្ចុប្បន្នកម្ម ជារៀងរាល់ពីរឆ្នាំម្តង ឬករណីមានការចាំបាច់ ដើម្បីឆ្លុះបញ្ចាំងពីនិន្នាការ និងយន្តការលើការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ប្រព័ន្ធប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងប្រព័ន្ធគាំទ្រដទៃទៀតរបស់ធនាគារបានសម្រួល ដល់ការពិនិត្យហានិភ័យប្រឆាំងការសម្អាតប្រាក់ និងតាមដាន លើប្រតិបត្តិការអតិថិជនរួមទាំងសម្រួល ដល់ការគ្រប់គ្រង Watchlist (Watchlist Management) ការយកចិត្តទុកដាក់ ស្គាល់អតិថិជន (Customer Due Diligence / «Know Your Customer») និងការត្រួតពិនិត្យប្រតិបត្តិការអតិថិជន ដើម្បីការពារ និងប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT Alert Monitoring)។ ធនាគារត្រូវបាននាំនីតិវិធី ធនធានមនុស្ស និងប្រព័ន្ធរបស់ធនាគារមានលទ្ធភាពក្នុងការស្វែងរក និងកំណត់ហានិភ័យព្រមទាំងរាយការណ៍ប្រតិបត្តិការសង្ស័យទៅកាន់និយ័តករ។

កម្មវិធីបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹងត្រូវបានធ្វើឡើងជាទៀតទាត់។ កម្មវិធីនេះត្រូវបានបំពេញបន្ថែម តាមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយ ករណីសិក្សាលើប្រតិបត្តិការជាក់ស្តែង អំពីហានិភ័យនៃការសម្អាតប្រាក់ និងការផ្តល់ហិរញ្ញប្បទានភេរវកម្ម ដោយធ្វើការសង្កត់ធ្ងន់ លើតួនាទី និងការទទួលខុសត្រូវរបស់និយោជិតនីមួយៗ។ ធនាគារបាន និងបន្តចាត់វិធានការ ដើម្បីកាត់បន្ថយហានិភ័យ ដែលអាចកើតមាន ចំពោះធនាគារ ពាក់ព័ន្ធនឹងសកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងស្របពេលជាមួយគ្នានេះ ដើម្បីធានានូវការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ និងគោលការណ៍ណែនាំរបស់អាជ្ញាធរពាក់ព័ន្ធ។

សេចក្តីសន្និដ្ឋាន

ក្រុមប្រឹក្សាភិបាលមានជំនឿថាប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលកំពុងអនុវត្តមានលក្ខណៈគ្រប់គ្រាន់ក្នុងការការពារផលប្រយោជន៍របស់ភាគហ៊ុនិក និងទ្រព្យសកម្មរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលទទួលស្គាល់ថា ធនាគារមានដំណើរការ ប្រកបដោយប្រសិទ្ធភាព ឥតឈប់ឈរ ចំពោះការកំណត់វាយតម្លៃ និងគ្រប់គ្រងហានិភ័យធំៗ នៅក្នុងធនាគារ និងបានប្តេជ្ញាបន្តធ្វើការត្រួតពិនិត្យឡើងវិញនូវប្រតិបត្តិការ និងប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ រួមបញ្ចូលទាំងការត្រួតពិនិត្យ ផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ និងការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ ព្រមទាំងការគ្រប់គ្រងហានិភ័យផងដែរ។

រចនាសម្ព័ន្ធនៃការគ្រប់គ្រង ពីក្រុមហ៊ុនមេ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ

១០០%

ស៊ីអាយអិមប៊ី គ្រុប អេសឌីអិន ប៊ឺហាដ


៩៩,៩៩%

ធនាគារ ស៊ីអាយអិមប៊ី ប៊ឺហាដ

១០០%

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

រចនាសម្ព័ន្ធក្រុមហ៊ុន



របាយការណ៍ព័ត៌មានរបស់ធនាគារ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ក្រុមប្រឹក្សាភិបាល

Datuk Mohd Nasir Ahmad

ប្រធានក្រុមប្រឹក្សាភិបាល/អភិបាលក្រុងក្រុងប្រតិបត្តិ
(តែងតាំងជា ប្រធានក្រុមប្រឹក្សាភិបាល នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩)

បណ្ឌិត ឌី កល្យាណ

អភិបាលក្រុងក្រុងប្រតិបត្តិ

Aisyah Lam Binti Abdullah

អភិបាលក្រុងក្រុងប្រតិបត្តិ

ប៊ុន យ៉ិន

អភិបាលក្រុងក្រុងប្រតិបត្តិ

Omar Siddiq Amin Noer Rashid

អភិបាលក្រុងក្រុងប្រតិបត្តិ
(តែងតាំង នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩)

Ahmad Shazli Kamarulzaman

អភិបាលក្រុងក្រុងប្រតិបត្តិ
(តែងតាំង នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩)

Dato' Wira Zainal Abidin Mahamad Zain

ប្រធានក្រុមប្រឹក្សាភិបាល/អភិបាលក្រុងក្រុងប្រតិបត្តិ
(ចូលនិវត្តន៍ពីតំណែងជា ប្រធានក្រុមប្រឹក្សាភិបាល នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩)

Dato' Shahrul Nazri Abdul Rahim

អភិបាលក្រុងក្រុងប្រតិបត្តិ
(លាលែង ពីតំណែង នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩)

Yong Jiunn Run

អភិបាលក្រុងក្រុងប្រតិបត្តិ
(ចូលនិវត្តន៍ ពីតំណែង នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩)

Renzo Christopher Viegas

អភិបាលក្រុងក្រុងប្រតិបត្តិ
(លាលែង ពីតំណែង នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩)

គណៈកម្មាធិការសវនកម្ម

បណ្ឌិត ឌី កល្យាណ

ប្រធាន/អភិបាលក្រុងក្រុងប្រតិបត្តិ

Datuk Mohd Nasir Ahmad

ប្រធានក្រុមប្រឹក្សាភិបាល/អភិបាលក្រុងក្រុងប្រតិបត្តិ
(តែងតាំងជាសមាជិក នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩)

Aisyah Lam Binti Abdullah

អភិបាលក្រុងក្រុងប្រតិបត្តិ

Dato' Wira Zainal Abidin Mahamad Zain

អភិបាលក្រុងក្រុងប្រតិបត្តិ
(ចូលនិវត្តន៍ ពីតំណែងជាសមាជិក នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩)

គណៈកម្មាធិការហានិភ័យ

Aisyah Lam Binti Abdullah

ប្រធាន/អភិបាលក្រុងក្រុងប្រតិបត្តិ

ប៊ុន យ៉ិន

ប្រធាននាយកប្រតិបត្តិ

គៀន វណ្ណា

នាយកគ្រប់គ្រងហានិភ័យ

ហុង ជៀប

នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម

ហេង ធីតា

នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល

ហេង វិបុល

នាយកបច្ចេកវិទ្យា និងប្រតិបត្តិការ

ហេង វុឌ្ឍិ

នាយកហិរញ្ញវត្ថុ

គី សាណា

នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ

គណៈកម្មាធិការឥណទានកម្ពុជា

គៀន វណ្ណា

ប្រធាន/នាយកគ្រប់គ្រងហានិភ័យ

ប៊ុន យ៉ិន

ប្រធានជំនួស/ប្រធាននាយកប្រតិបត្តិ

ហុង ជៀប

នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម

ហេង ធីតា

នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល

ចំណាន វណ្ណា

នាយកគ្រប់គ្រងឥណទាន
(តែងតាំងជា នាយកគ្រប់គ្រងឥណទាន នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩)

John Chuah Keat Kong

ទីប្រឹក្សាឥណទានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម

គី សាណា

នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ

ហុង ប៊ុនរៀត

នាយកផ្នែកអាជីវកម្មនៃសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម

Chong Kok Ping

នាយកគ្រប់គ្រងឥណទានថ្នាក់តំបន់

Lim Gek Peng

ប្រធានគ្រប់គ្រងឥណទានពាណិជ្ជកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុ
(តែងតាំងជាសមាជិក នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩)

Michael Ng Mun Seng

នាយកវិភាគហានិភ័យឥណទានថ្នាក់តំបន់ស្តីទី

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និង ទ្រព្យអកម្ម

ប៊ុន យ៉ិន
ប្រធាន/ប្រធាននាយកប្រតិបត្តិ

ហេង ធីតា
នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល

ហុង ជៀប
នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម

ហេង វុទ្ធី
នាយកហិរញ្ញវត្ថុ

ហេង តូរ៉ង់
នាយករតនាភិបាល និងទីផ្សារ

គី សាណា
នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ

គៀន វឌ្ឍនា
នាយកគ្រប់គ្រងហានិភ័យ

គណៈកម្មាធិការគ្រប់គ្រង

ប៊ុន យ៉ិន
ប្រធាន/ប្រធាននាយកប្រតិបត្តិ

ហេង ធីតា
នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល

ហេង តូរ៉ង់
នាយករតនាភិបាល និងទីផ្សារ

ហុង ជៀប
នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម

គៀន វឌ្ឍនា
នាយកគ្រប់គ្រងហានិភ័យ

ហេង វុទ្ធី
នាយកហិរញ្ញវត្ថុ

អ៊ុំ ចិន្តាភក្តី
នាយកធនធានសាជីវកម្ម

ហេង វិបុត្រ
នាយកបច្ចេកវិទ្យា និងប្រតិបត្តិការ

គី សាណា
នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ

អ៊ុក ថានិន
នាយកគ្រប់គ្រងផលិតផល

លេខាធិការក្រុមហ៊ុន៖

លី សោភា
Datin Rossaya Mohd Nashir

លេខចុះបញ្ជី៖

០០០១០៥២៤

ការិយាល័យចុះបញ្ជី៖

២០អាបេ មហាវិថីព្រះនរោត្តម កែងផ្លូវ១១៨ សង្កាត់ផ្សារចាស់ រាជធានីភ្នំពេញ ១២២០៣
ព្រះរាជាណាចក្រកម្ពុជា

ទូរសព្ទ៖ +៨៥៥ ២៣ ៩៨៨ ៣៨៨

ទូរសារ៖ +៨៥៥ ២៣ ៩៨៨ ០៩៩

គេហទំព័រ៖ www.cimbbank.com.kh

សវនករ៖

PricewaterhouseCoopers (Cambodia) Ltd.

៥៨C មហាវិថីព្រះសីហនុ ខណ្ឌចំការមន
រាជធានីភ្នំពេញ ១២២១០

ប្រអប់សំបុត្រ៖ ១១៤៧

ទូរសព្ទ៖ +៨៥៥ ២៣ ៨៦០ ៦០៦

ទូរសារ៖ +៨៥៥ ២៣ ២១១ ៥៩៤



ព្រឹត្តិការណ៍សំខាន់ៗ និងការចុះផ្សាយ ក្នុងសារព័ត៌មាននៅឆ្នាំ២០១៩

៥៨ ព្រឹត្តិការណ៍សំខាន់ៗ
៦៣ ការចុះផ្សាយក្នុងសារព័ត៌មាន





ព្រឹត្តិការណ៍សំខាន់ៗ

ពិធីសម្ពោធផលិតផល និងបណ្តាញសាខា



ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩
សន្និសីទសារព័ត៌មាន ធនាគារអន្តរជាតិល្អបំផុត នៅកម្ពុជា ឆ្នាំ២០១៨ នៅការិយាល័យកណ្តាល អគារ Exchange Square រាជធានីភ្នំពេញ



ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩
ទិវាអន្តរជាតិ របស់ធនាគារ ស៊ីអាយអិមប៊ី នៅការិយាល័យកណ្តាល អគារវីត្រាស់ រាជធានីភ្នំពេញ



ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩
កម្មវិធីបង្កើនចំណេះដឹង របស់ធនាគារ ស៊ីអាយអិមប៊ី នៅការិយាល័យកណ្តាល អគារវីត្រាស់ រាជធានីភ្នំពេញ



ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩
ទិវាអបអរសាទរចូលឆ្នាំខ្មែរ នៅគ្រប់សាខារបស់ធនាគារ ស៊ីអាយអិមប៊ី ទូទាំងប្រទេស



ថ្ងៃទី១៨-១៩ ខែឧសភា ឆ្នាំ២០១៩
កម្មវិធីកសាងក្រុមការងារ និងកិច្ចប្រជុំប្រចាំឆ្នាំ របស់ធនាគារ ស៊ីអាយអិមប៊ី នៅខេត្តសៀម រាប



ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ទិវាថ្លែងអំណរគុណអតិថិជន របស់ធនាគារ ស៊ីអាយអិមប៊ី ឆ្នាំ២០១៩ នៅសាខាទឹកថ្លា រាជធានីភ្នំពេញ



ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ កម្រិតថ្លែងអំណរគុណអតិថិជន របស់ធនាគារ ស៊ីអាយអិមប៊ី នៅកោដិវិទ្យាល័យ TOPAZ រាជធានីភ្នំពេញ



ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ កម្មវិធីជួបជុំបុគ្គលិកប្រចាំឆ្នាំ របស់ធនាគារ ស៊ីអាយអិមប៊ី នៅសណ្ឋាគារ ណាហ្គា វីល រាជធានីភ្នំពេញ



ព្រឹត្តិការណ៍សំខាន់ៗ

ព្រឹត្តិការណ៍ និងការឧបត្ថម្ភកម្មវិធី



ថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០១៩
ពិពិធកម្មា និងគ្រួសារ លើកទី៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិពិធកម្មា កោះពេជ្រ រាជធានីភ្នំពេញ



ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩
កម្មវិធីប្រឡងកម្រិតអន្តរជាតិ របស់ UCMAS នៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រកម្ពុជា-កូរ៉េ រាជធានីភ្នំពេញ



ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩
កម្មវិធីផ្សព្វផ្សាយ ស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៅកម្ពុជា» នៅផ្សារទំនើប អ៊ីអន សែនសុខ រាជធានីភ្នំពេញ





ថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០១៩ ពិព័រណ៍សាលាអន្តរជាតិ នៅផ្សារទំនើប អ៊ីអន រាជធានីភ្នំពេញ



ថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០១៩ ពិព័រណ៍លំនៅស្ថាន ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ រាជធានីភ្នំពេញ



ថ្ងៃទី៣១ ខែឧសភា-ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ពិព័រណ៍កុមារ នៅផ្សារទំនើប អ៊ីអន រាជធានីភ្នំពេញ



ថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០១៩ ពិព័រណ៍អាជីវកម្មខ្នាតតូច និងមធ្យម នៅផ្សារទំនើប អ៊ីអន សែនសុខ រាជធានីភ្នំពេញ



ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ កម្មវិធីអបអរសាទរនិស្សិតអាហារូបករណ៍ CHEVENING នៅគេហដ្ឋានរបស់កអគ្គរាជទូត ចក្រភពអង់គ្លេស រាជធានីភ្នំពេញ



ថ្ងៃទី០៧-០៨ ខែកញ្ញា ឆ្នាំ២០១៩ ពិព័រណ៍អាពាហ៍ពិពាហ៍ ឆ្នាំ២០១៩ ឆ្នាំ២០១៩ នៅផ្សារទំនើប អ៊ីអន សែនសុខ រាជធានីភ្នំពេញ



ថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០១៩ ពិព័រណ៍កុមារ និងគ្រួសារ លើកទី៧ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ រាជធានីភ្នំពេញ



ថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សន្និសីទធនាគារ តំបន់អាស៊ាន លើកទី២២ នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ

ព្រឹត្តិការណ៍សំខាន់ៗ

កម្មវិធីទំនួលខុសត្រូវសង្គម



ថ្ងៃទី២៦ ខែមេសា
ឆ្នាំ២០១៩

កម្មវិធីបរិច្ចាគឈាមរបស់ធនាគារ ស៊ីអិលប៊ី
នៅការិយាល័យកណ្តាល អគារវីត្រាស់ រាជធានីភ្នំពេញ



ថ្ងៃទី២២ ខែកុលា
ឆ្នាំ២០១៩

កម្មវិធីបរិច្ចាគឈាមរបស់ធនាគារ ស៊ីអិលប៊ី
នៅការិយាល័យកណ្តាល អគារវីត្រាស់ រាជធានីភ្នំពេញ



ថ្ងៃទី២០ ខែឧសភា
ឆ្នាំ២០១៩

កម្មវិធីបរិច្ចាគសម្ភារៈសិក្សា និងចំណីអាហារ
នៅមជ្ឈមណ្ឌលកុមារកំព្រា ខេត្តសៀមរាប



ថ្ងៃទី២៧ ខែកក្កដា
ឆ្នាំ២០១៩

កម្មវិធីដាំកូនឈើ និងបរិច្ចាគសម្ភារៈកសិកម្ម
នៅវិទ្យាល័យ ឧត្តុង្គ ខេត្តកំពង់ស្ពឺ



ថ្ងៃទី១៩ ខែសីហា
ឆ្នាំ២០១៩

កម្មវិធីបរិច្ចាគ ដល់កម្មវិធីពិនិត្យ និងព្យាបាលភ្នែក-ឆ្មើ
នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ



ថ្ងៃទី០៤ ខែកុលា
ឆ្នាំ២០១៩

កម្មវិធីបរិច្ចាគសម្ភារៈកុំព្យូទ័រ ជូនដល់អង្គការ
ប៉ាស៊ីហ្វិក នុយមេរិក កម្ពុជា (PNC)




ថ្ងៃទី១៥ ខែកញ្ញា
ឆ្នាំ២០១៩

កម្មវិធីបរិច្ចាគសម្ភារៈពេទ្យ
នៅមន្ទីរពេទ្យបង្អែកបាទី ខេត្តតាកែវ



ការចុះផ្សាយក្នុងសារព័ត៌មាន





Monday September 02, 2019 • www.khmerimaskh.com

HAPPY 62nd MERDEKA DAY

CIMB Cambodia CEO, Mr. Bun Yin on the bank's management vision and drive

1 What was your journey like for CIMB to get where you are and what prompted CIMB to enter the Cambodian Market?

Among the leading commercial banks, CIMB was actually one of the late entrants into the Cambodian market. Unintentionally, CIMB Group saw the tremendous potential there and subsequently decided to establish CIMB Cambodia as its first ever organically grown bank in the region. We opened our first branch in November 2013. Five years after ANZ Bank opened its first branch.

In just 5 years, we have grown exponentially to become a Top 10 bank in the region, amongst 12 licensed banks. This achievement was made possible through a combination of establishing a strong local management team, and leveraging CIMB Group's resources in terms of banking with culture and knowledge transfer especially in our early years.

Cambodia is an attractive investment destination with consistently high GDP growth, openness to foreign investment and progressive

also one of the industry's lowest NPL ratios.

We also put in a lot of effort to develop our people who are the bank's most important assets. Aside from instilling the right culture and mindset, CIMB also invests in training programmes to uplift our staff. We also regularly send our staff to senior level staff in Malaysia and other regional centres of excellence to increase their exposure to best practices and innovations happening in other countries around us.

2 How extensive is CIMB's operations in Cambodia and where do you see the bank in the next five years, in terms of clientele growth, number of branches and in terms of value added financial services in the next five years?

CIMB Cambodia (13 branches, plus a new joint branch on the ground floor of Exchange Square Mall to be inaugurated in August 2019, in addition to Phnom Penh), we have a presence in 4 major provinces. We recognise that Cambodia is

understand and value. Although our focus is on the onboarding process to ensure that customers understand their rights and obligations with respect to CIMB products and services, information that is shared with customers is fun and transparent. Should there be any complaint, clients are advised of an appropriate channel and are made aware of our committed turnaround time for a resolution, so doing, the Bank has

addition to the training, we engaged many activities, including Sports Day, CSR Training, CEO's Visit Cap, Team Building, Manager of the Year, Employee of the Quarter and the Staff Skills Showcase. The Customer Experience (CX) Star Award Programme was also introduced to employees to showcase their excellence in customer-centric behaviour and to recognize their outstanding contributions to the bank.

3 As a large Malaysian Bank, what percentage of its business is catering to home based companies or entities operating in Cambodia?

95% of our clients are local residents or companies. The latter includes local subsidiaries of foreign firms.

4 What is your perspective for Malaysia - Cambodia business relations and its potential?

Malaysian businesses are one of the largest (and earliest) investors in





ក្រុមប្រឹក្សាភិបាល







DATUK MOHD NASIR AHMAD

ប្រធានក្រុមប្រឹក្សាភិបាល/អភិបាលឯករាជ្យមិនប្រតិបត្តិ

សញ្ជាតិម៉ាឡេស៊ី

ត្រូវបានតែងតាំងជា អភិបាល នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩

ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ចំនួន ០២ លើក
(ក្នុងសមាសភាពជា អ្នកចូលរួមតាមការអញ្ជើញ) ក្នុងឆ្នាំ២០១៩

សមាជិកគណៈកម្មាធិការសវកម្ម

Datuk Mohd Nasir Ahmad ជាសមាជិកនៃសមាគមគណនេយ្យករជំនាញអន្តរជាតិ (Association of Chartered Certified Accountants (ACCA)) ព្រមទាំងជាគណនេយ្យករជំនាញមួយរូប នៃវិទ្យាស្ថានគណនេយ្យករម៉ាឡេស៊ី (Malaysian Institute of Accountants (MIA)) ហើយលោកបានទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម (ឯកទេស ហិរញ្ញវត្ថុ) ពីសាកលវិទ្យាល័យ កេប៉ាងសាន ម៉ាឡេស៊ី (Universiti Kebangsaan Malaysia)។

លោកត្រូវបានតែងតាំងជា ប្រធានក្រុមប្រឹក្សាភិបាល/អភិបាលឯករាជ្យមិនប្រតិបត្តិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។

Datuk Mohd Nasir ត្រូវបានតែងតាំងជា អភិបាលឯករាជ្យ នៃស៊ីអាយអិមប៊ី គ្រុប ហ្វលឌីង ប៊ឺហាដ (CIMB Group Holdings Berhad) ចាប់តាំងពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ និងត្រូវបានតែងតាំងជា ប្រធានក្រុមប្រឹក្សាភិបាល/អភិបាលឯករាជ្យ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។ Datuk Mohd Nasir ត្រូវបានតែងតាំងទៅជាសមាជិកនៃគណៈកម្មាធិការសវនកម្មនៃ ស៊ីអាយអិមប៊ី គ្រុប ហ្វលឌីង ប៊ឺហាដ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។ Datuk Mohd Nasir ក៏ធ្លាប់ធ្វើជា នាយកវិទ្យាស្ថាន គណនេយ្យករម៉ាឡេស៊ី (MIA) ក្នុងអំឡុងពេលពីខែសីហា ឆ្នាំ២០១១ រហូតដល់ខែកក្កដា ឆ្នាំ២០១៣។ នៅក្នុងខែកញ្ញា ឆ្នាំ២០១៣ លោកត្រូវបានជ្រើសតាំងធ្វើជាសមាជិកក្រុមប្រឹក្សា របស់ ACCA នៃចក្រភពអង់គ្លេស និងត្រូវបានជ្រើសតាំងម្តងទៀត នៅខែកញ្ញា ឆ្នាំ២០១៦ និងខែវិច្ឆិកា ឆ្នាំ២០១៩។

លោកបាននាំយកនូវបទពិសោធន៍ដ៏ទូលំទូលាយ លើផ្នែកដឹកនាំ គ្រប់គ្រង ហិរញ្ញវត្ថុ និងគណនេយ្យ ដែលលោកមានក្នុងអំឡុងពេលជាង ៤០ឆ្នាំនេះ ដោយលោកបានចាប់ផ្តើមការងារ

ដំបូង ជាកម្មសិក្សាការីគណនេយ្យ ជាមួយក្រុមហ៊ុន តេណាហ្គា ណេសិនណាល ប៊ឺហាដ (Tenaga Nasional Berhad (TNB)) នៅក្នុងឆ្នាំ១៩៧៩ ហើយលោកបានផ្លាស់ប្តូរមុខតំណែងជាច្រើន នៅក្នុងនាយកដ្ឋានហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះ។

នៅក្នុងខែមករា ឆ្នាំ១៩៩៣ Datuk Mohd Nasir ត្រូវបានតែងតាំងជាអ្នកត្រួតពិនិត្យហិរញ្ញវត្ថុ នៅក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ TNB គឺក្រុមហ៊ុន ម៉ាឡេស៊ី ត្រែនស្វ៊ីមី មេនូហ្វេកត្រឺរីង អេសឌីអិស ប៊ឺហាដ (Malaysia Transformer Manufacturing Sdn Bhd) មុនពេលដែលលោកត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ ក្នុងខែមិថុនា ឆ្នាំ១៩៩៤។

នៅក្នុងខែមករា ឆ្នាំ២០០០ លោកបានចូលបម្រើការងារក្រុមហ៊ុន ពីម៉ូដាឡាន កេប៉ាងសាន ប៊ឺហាដ (Syarikat Permodalan Kebangsaan Berhad) ក្នុងតំណែងជាប្រធាននាយកប្រតិបត្តិ។ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០១ លោកត្រូវបានតែងតាំងជា ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ពីប៉ាដាណាន អ៊ីសាហាវ៉ាន ណេសិនណាល ប៊ឺហាដ (Perbadanan Usahawan Nasional Berhad) ហើយលោកបន្តកាន់តំណែងនេះ រហូតដល់ពេលលោកចូលនិវត្តន៍ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១១។

Datuk Mohd Nasir ក៏មានតំណែងជាអភិបាល នៅក្នុងក្រុមហ៊ុនផ្សេងៗទៀត ដែលមានដូចជា ស៊ីរីម ប៊ឺហាដ (SIRIM Berhad) ព្រូខាស អេសឌីអិស ប៊ឺហាដ (Prokhas Sdn Bhd) និងស៊ីអាយអិមប៊ី អ៊ីអូអិ មីនីជីមិន អេសឌីអិស ប៊ឺហាដ (CIMB EOP Management Sdn Bhd) ហើយលោកក៏ជាជាប្រធានមួយរូប នៃមូលនិធិ យ៉ាយ៉ាសាន ខែនសែឡី យូនីតិន (Yayasan Canselor UNITEN) ផងដែរ។



បណ្ឌិត មី កល្យាណ
អភិបាលឯករាជ្យមិនប្រតិបត្តិ

សញ្ជាតិខ្មែរ
ត្រូវបានតែងតាំងជា អភិបាល នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២
ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ទាំង ០៧ លើក ក្នុងឆ្នាំ២០១៩
ជាប្រធានគណៈកម្មាធិការសវនកម្ម

បណ្ឌិត មី កល្យាណ បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យ កូបេ (Kobe University) ប្រទេសជប៉ុន នៅឆ្នាំ១៩៨៤។ បន្ទាប់មក លោកបានទទួលការបណ្តុះបណ្តាល វគ្គជំនាញរយៈពេលខ្លី ស្តីពីការអភិវឌ្ឍ ពីទីភ្នាក់ងារនានា របស់អង្គការសហប្រជាជាតិ ធនាគារពិភពលោក និងសាកលវិទ្យាល័យ ហារវ៉ដ (Harvard University)។ លោកមានបទពិសោធន៍ យ៉ាងទូលំទូលាយ លើផ្នែកអភិវឌ្ឍសេដ្ឋកិច្ច ក្នុងពិភពលោក។

បច្ចុប្បន្ន លោកមានតួនាទីផ្លូវការចំនួន ០៣ នៅក្នុងក្របខណ្ឌរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមមានដូចជា៖ (១)ទីប្រឹក្សាជាន់ខ្ពស់ (ឋានៈរដ្ឋមន្ត្រី) នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (Supreme National Economic Council) ដែលជាទីប្រឹក្សាសេដ្ឋកិច្ច របស់នាយករដ្ឋមន្ត្រី (២)ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ និង (៣)ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា។ មុនពេលចូលបម្រើតួនាទីទាំងនោះ លោកធ្លាប់បានបំពេញការងារជា អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ សម្រាប់កម្មវិធីសហប្រតិបត្តិការ

របស់ UN/FAO-World Bank ប្រចាំនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី អស់រយៈពេល ២០ឆ្នាំ។ នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ លោកក៏ជាមន្ត្រីហិរញ្ញវត្ថុរបស់សាជីវកម្ម Kanematsu Goshō ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅទីក្រុងអូសាកា និងទីក្រុងតូក្យូផងដែរ។ ក្រៅពីតួនាទី ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល លោកក៏ជាសមាជិកក្រុមប្រឹក្សាភិបាលមួយរូប នៃក្រុមហ៊ុនព្រូជិនសល (ខេមបូឌា) ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៣ មក។ ក្នុងអំឡុងពេល នៃវិជ្ជាជីវៈរបស់លោក លោកក៏បានធ្វើទស្សនកិច្ច និងបំពេញការងារ នៅតាមបណ្តាប្រទេស ប្រហែលជាង ១០០ប្រទេស។

ជាមួយនឹងបទពិសោធន៍ និងចំណេះដឹងដ៏ទូលំទូលាយ ដែលទទួលបានពីគ្រប់ទិសទី នៅជុំវិញពិភពលោក លោកមានក្តីសោមនស្ស ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ។ លោកមានជំនឿថា ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ គឺជាគន្លឹះសំខាន់មួយ ដែលនាំប្រទេសកម្ពុជា ទៅរកការអភិវឌ្ឍ និងភាពជោគជ័យ។



AISYAH LAM BINTI ABDULLAH

អភិបាលឯករាជ្យមិនប្រតិបត្តិ

សញ្ជាតិម៉ាឡេស៊ី

ត្រូវបានតែងតាំងជា អភិបាល នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨

ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ទាំង ០៧ លើក ក្នុងឆ្នាំ២០១៩

ជាប្រធានគណៈកម្មាធិការហានិភ័យ

ជាសមាជិកគណៈកម្មាធិការសវនកម្ម

លោកស្រី Aisyah Lam ត្រូវបានតែងតាំងជា អភិបាលឯករាជ្យ និងជាប្រធាននៃគណៈកម្មាធិការ ហានិភ័យរបស់ធនាគារ ចាប់តាំងពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។ លោកស្រីក៏ជាអភិបាល ឯករាជ្យ នៃធនាគារ ស៊ីអាយអិមប៊ី វៀតណាម និងជាប្រធាននាយកប្រតិបត្តិការ នៃក្រុមគ្លីនិកចាប់ សរសៃអាមេរិក (The American Chiropractic Clinic group) នៅប្រទេសវៀតណាមផងដែរ។

ចាប់ផ្តើមជំនួញ នៃអាជីពការងារ ក្នុងវិស័យធនាគារ លោកស្រីបានធ្វើការ ឲ្យធនាគារ Standard Chartered Bank។ បន្ទាប់ពីនោះ លោកស្រីបានប្តូរទៅបម្រើការ នៅធនាគារ Deutsche (ប្រទេសម៉ាឡេស៊ី) ក្នុងឆ្នាំ១៩៩៤ នៅកន្លែងនោះ លោកស្រីបានកាន់តួនាទីជា ប្រធានគ្រប់គ្រង សាច់ប្រាក់សាជីវកម្ម ដោយបានបង្កើតពាណិជ្ជកម្មសាជីវកម្ម និងអាជីវកម្មប្រតិបត្តិការ តាមប្រព័ន្ធ អ៊ីនធឺណេតជំនួញគេ សម្រាប់ធនាគារ Deutsche នៅក្នុងប្រទេសម៉ាឡេស៊ី ហើយបន្ទាប់មកទៀត ចូលរួម ក្នុងក្រុមផ្នែកលក់ថ្នាក់តំបន់ នៅប្រទេសសិង្ហបុរី។ នៅក្នុងឆ្នាំ ២០០១ លោកស្រីបាន ផ្លាស់ប្តូរការងារ ទៅក្រុមហ៊ុន IslamicQ.com Asia (ទីក្រុងឌូបៃ) ដែលនៅទីនោះ លោកស្រីជា អ្នកគ្រប់គ្រងប្រចាំប្រទេស ទទួលខុសត្រូវ លើការគ្រប់គ្រង អភិវឌ្ឍ និងអនុវត្តយុទ្ធសាស្ត្រអាជីវកម្ម នៅក្នុងតំបន់អាស៊ី នៃក្រុមហ៊ុននោះ។

នៅឆ្នាំ២០០៣ លោកស្រី Aisyah បានវិលត្រលប់មកប្រទេសម៉ាឡេស៊ី មកកាន់តួនាទីជា អគ្គនាយកគ្រប់គ្រងទ្រព្យសម្បត្តិ នៃធនាគារ Hong Leong Bank Berhad។ ជាមួយតំណែង នេះ លោកស្រីទទួលខុសត្រូវ លើការពង្រីកអាជីវកម្ម ការបង្កើនផលចំណូល នៃទ្រព្យសកម្មក្រោម ការគ្រប់គ្រង ការអភិវឌ្ឍ និងការគ្រប់គ្រងអាទិភាពរបស់ធនាគារ ក៏ដូចជាចាត់ចែងបណ្តាញ ផ្នែក លក់នៃធនាគារជាន់ខ្ពស់ បន្ថែមទៅលើផ្នែកទំនាក់ទំនងសាខា។ លោកស្រី Aisyah ក៏បានផ្លាស់

ទៅបម្រើការងារ នៅធនាគារ Citibank ក្នុងឆ្នាំ២០០៦ ដើម្បីគ្រប់គ្រង និងអភិវឌ្ឍផលចំណូល របស់ផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិរបស់ធនាគារនេះ នៅប្រទេសក្នុងម៉ាឡេស៊ី។

លោកស្រី Aisyah បានសម្រេចចិត្តចាកចេញ ពីទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុង ឆ្នាំ២០១០ ដើម្បីចាប់យកបទពិសោធន៍ថ្មី ក្នុងការបង្កើតផ្នែកអាជីវកម្មលក់រាយ ឲ្យធនាគារ Ngan Hang TMCP Bac A។ បេសកកម្មនាពេលនោះ គឺដើម្បីដាក់ចេញ នូវហេដ្ឋារចនាសម្ព័ន្ធ ក្នុង ធនាគារដើម្បីគាំទ្រ ដល់សេវាកម្ម និងផលិតផលធនាគារសម្រាប់បុគ្គលសំខាន់ៗ ស្របតាមគម្រោង យុទ្ធសាស្ត្រ ក្នុងការកសាង និងបណ្តុះផ្នែកនេះ ឲ្យក្លាយជាអាជីវកម្មចម្បងរបស់ធនាគារ។ បន្ទាប់ពី គម្រោងចប់សព្វគ្រប់អស់ លោកស្រីបានវិលត្រលប់ ទៅធនាគារ Hong Leong Bank Vietnam ដែលនៅទីនោះ ពីឆ្នាំ២០១២ ដល់ ២០១៥ លោកស្រីបានអភិវឌ្ឍ និងកសាងអាជីវកម្មសេវាកម្ម ហិរញ្ញវត្ថុបុគ្គល សម្រាប់ធនាគារនេះ នៅក្នុងប្រទេសវៀតណាម។

ចាប់ផ្តើមពីការងារ ក្នុងវិស័យធនាគារ លោកស្រី Aisyah បានប្តូរការងារ ទៅវិស័យថែរក្សា សុខភាពវិញ នៅក្នុងឆ្នាំ២០១៦ ហើយបច្ចុប្បន្ននេះ លោកស្រីគ្រប់គ្រងក្រុមគ្លីនិកចាប់សរសៃ ក្នុង ប្រទេសវៀតណាម ទាំងលើគ្រប់ផ្នែក នៃប្រតិបត្តិការ ក៏ដូចជាការអភិវឌ្ឍអាជីវកម្ម។

លោកស្រី Aisyah Lam បានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែក ទីផ្សារជំនាញ ពីវិទ្យាស្ថានជំនាញ ធនាគារ (Chartered Institute of Banking) ចក្រភពអង់គ្លេស។



OMAR SIDDIQ AMIN NOER RASHID

អភិបាលមិនឯករាជ្យមិនប្រតិបត្តិ

សញ្ជាតិម៉ាឡេស៊ី

ត្រូវបានតែងតាំងជា អភិបាល នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩

លោក Omar Siddiq បានទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ (កិត្តិយស) ជំនាញសេដ្ឋកិច្ច ពីសាលាសេដ្ឋកិច្ចឡុងដុង (London School of Economics) ហើយ លោកក៏ជាសមាជិកគណនេយ្យករជំនាញមួយរូប ពីវិទ្យាស្ថានគណនេយ្យករជំនាញ (Institute of Chartered Accountants) នៃប្រទេសអង់គ្លេស និងប្រទេសវ៉ែល (Wales) ។ លោកក៏ ទទួលបានសញ្ញាបត្រ ឯកទេសផ្នែកវិភាគហិរញ្ញវត្ថុ (Chartered Financial Analyst («CFA» Charter Holder) ដែលផ្តល់ដោយវិទ្យាស្ថាន CFA ផងដែរ។

លោក Omar ត្រូវបានតែងតាំងជា អភិបាលមិនឯករាជ្យមិនប្រតិបត្តិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៩។ ក្នុងនាមជាប្រធាននាយកប្រតិបត្តិការ របស់ស៊ីអាយអិមប៊ី គ្រុប លោករួមចំណែកជួយ ដល់ប្រធាននាយកប្រតិបត្តិ (ស៊ីអាយអិមប៊ី គ្រុប) ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យមើល លើ នាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានបច្ចេកវិទ្យា នាយកដ្ឋានប្រតិបត្តិការ និងនាយកដ្ឋានរដ្ឋបាល និង គ្រប់គ្រងទ្រព្យសម្បត្តិ នៃស៊ីអាយអិមប៊ី គ្រុប។

លោកធ្លាប់ជា នាយកសេវាកម្មហិរញ្ញវត្ថុទ្រង់ទ្រាយធំ (Group Wholesale Banking) នៅ ធនាគារ អ អេច ប៊ី គ្រុប (RHB Banking Group) ដែលក្នុងតំណែងនេះ លោកមើលការខុសត្រូវ លើអាជីវកម្មផ្នែកសេវាកម្មហិរញ្ញវត្ថុទ្រង់ទ្រាយធំរបស់ អ អេច ប៊ី គ្រុប (ដែលមានដូចជា ធនាគារ វិនិយោគ រតនាភិបាល សេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងការគ្រប់គ្រងទ្រព្យសកម្ម) និងផ្នែកអាជីវកម្ម អន្តរជាតិរបស់ អ អេច ប៊ី គ្រុប (ដែលមានដូចជា ប្រទេសកម្ពុជា ឡាវ ថៃ និង ព្រុយណេ) លើកលែងប្រទេសសិង្ហបុរី។

មុនពេលដែលលោក Omar បានកាន់កាប់តំណែងខាងលើ លោកមានបទពិសោធន៍ផ្សេងៗ ទៀត រួមមានដូចខាងក្រោម៖

- អភិបាលប្រតិបត្តិ និងប្រធាននាយកហិរញ្ញវត្ថុ (គ្រុប) នៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី
- អភិបាលប្រតិបត្តិ នៃនាយកដ្ឋានវិនិយោគ នៃក្រុមហ៊ុន ខាហ្សាណា ណាសិនណាល ប៊េហាដ (Khazanah Nasional Berhad) (ដែលជាក្រុមហ៊ុនវិនិយោគមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យ របស់ប្រទេសម៉ាឡេស៊ី)
- នាយកគ្រប់គ្រង នៃនាយកដ្ឋានសេវាកម្មធនាគារវិនិយោគ នៃធនាគារ វិនិយោគ ស៊ីអាយអិមប៊ី ប៊េហាដ (CIMB Investment Bank Berhad)
- អភិបាលប្រតិបត្តិ នៃក្រុមប្រតិបត្តិការហិរញ្ញវត្ថុសាជីវកម្ម (Corporate Finance Practice) នៃក្រុមហ៊ុន ប្រាស់វតធីវហាវឌូកើស៍ (PricewaterhouseCoopers (PwC))។

លោក Omar ក៏ជាអភិបាលនៃធនាគារ ស៊ីអាយអិមប៊ី ថៃ (នៅប្រទេសថៃ) ផងដែរ។



AHMAD SHAZLI KAMARULZAMAN

អភិបាលមិនឯករាជ្យមិនប្រតិបត្តិ

សញ្ជាតិម៉ាឡេស៊ី

ត្រូវបានតែងតាំងជា អភិបាល នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩

បានអញ្ជើញចូលរួមប្រជុំក្រុមប្រឹក្សាភិបាលចំនួន ០២ លើក
(ក្នុងសមាសភាពជា អ្នកចូលរួមតាមការអញ្ជើញ) ក្នុងឆ្នាំ ២០១៩

លោក Ahmad Shazli Kamarulzaman (អាយុ ៤៨ ឆ្នាំ) បានទទួលសញ្ញាបត្រ ថ្នាក់
បរិញ្ញាបត្រវិទ្យាសាស្ត្រ (កិត្តិយស) ជំនាញសេដ្ឋកិច្ច និងគណនេយ្យ ពីសាកលវិទ្យាល័យ ប្រីស្តុល
(University of Bristol) នៃចក្រភពអង់គ្លេស។

លោកត្រូវបានតែងតាំងជា អភិបាលមិនឯករាជ្យមិនប្រតិបត្តិ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។

លោក Ahmad Shazli Kamarulzaman ជាអនុប្រធាននាយកប្រតិបត្តិ នៃនាយកដ្ឋាន
សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មរបស់ស៊ីអាយអិមប៊ី គ្រុប និងជានាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម
នៃធនាគារ ស៊ីអាយអិមប៊ី នៅប្រទេសម៉ាឡេស៊ី។

ក្នុងនាមជាអនុប្រធាននាយកប្រតិបត្តិ នៃនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មរបស់
ស៊ីអាយអិមប៊ី គ្រុប លោក Ahmad Shazli ទទួលបន្ទុកគ្រប់គ្រង លើអាជីវកម្មរបស់ស៊ីអាយអិមប៊ី
គ្រុប និងផ្នែកសហគ្រាសធុនតូច និងមធ្យម នៃធនាគារ ស៊ីអាយអិមប៊ី នៅប្រទេសម៉ាឡេស៊ី សិង្ហបុរី
ឥណ្ឌូនេស៊ី ថៃ និង កម្ពុជា។

ក្នុងនាមជានាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម នៃធនាគារ ស៊ីអាយអិមប៊ី នៅប្រទេស
ម៉ាឡេស៊ី លោកមានទំនួលខុសត្រូវ លើផ្នែកអាជីវកម្ម និងផ្នែកសហគ្រាសធុនតូច និងមធ្យម ក្នុង
ប្រទេសម៉ាឡេស៊ីទាំងមូល។ ការទទួលខុសត្រូវរបស់លោក រួមមានលើផ្នែកយុទ្ធសាស្ត្រ គណនេយ្យ
ការគ្រប់គ្រងអតិថិជន ផលិតផល និងសេវាកម្ម ទាំងក្នុងផ្នែកសេវាកម្ម/អាជីវកម្មធនាគារទូទៅ
(Conventional Banking) និងផ្នែកសេវាកម្ម/អាជីវកម្មធនាគារឥស្លាម (Islamic Banking)។
លោកក៏គ្រប់គ្រង លើប្រតិបត្តិការជើងសាជំនួញ និងជួលផងដែរ។

លោក Shazli បានដឹកនាំការផ្លាស់ប្តូរដ៏ជោគជ័យខ្លាំងមួយ លើនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុ
ពាណិជ្ជកម្ម នៃធនាគារ ស៊ីអាយអិមប៊ី នៅប្រទេសម៉ាឡេស៊ី ហើយក្រោមការដឹកនាំរបស់លោក

អាជីវកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម បានបោះជំហានរីកចម្រើន គួរឲ្យកោតសរសើរ។ ចាប់តាំងពី
ចាប់ផ្តើមអាជីវកម្ម ជាមួយស៊ីអាយអិមប៊ី នៅខែមករា ឆ្នាំ២០០៦ លោកជាបុគ្គលឆ្លើយតប
នៅក្នុងប្រតិបត្តិការស្តារ/ប្រមូលបំណុលរបស់ស៊ីអាយអិមប៊ី គ្រុប ដោយលោកបានបង្កើត ផ្នែក
គ្រប់គ្រងទ្រព្យសម្បត្តិពិសេស ដើម្បីស្តារឡើងវិញ នូវឥណទានមិនដំណើរការ របស់នាយកដ្ឋាន
សេវាកម្មហិរញ្ញវត្ថុសាជីវកម្ម នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម / សហគ្រាសធុនតូច និង
មធ្យម និងនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល។ លោកជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន
គ្រប់គ្រងទ្រព្យសម្បត្តិ សាច់ស (Sathorn Asset Management Co.) (ប្រទេសថៃ) និង
ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិពិសេស អាស៊ីអាគ្នេយ៍ ប៊េហាដ (Southeast Asia Special Asset
Management Berhad) ដែលជាក្រុមហ៊ុន Special Purpose Vehicle បង្កើតឡើង ដើម្បីទិញទ្រព្យ/
កម្ចី ដែលដាក់លក់ ដើម្បីជម្រះបំណុល (distressed loans/assets) ពីធនាគារ ស៊ីអាយអិមប៊ី
នៅប្រទេសម៉ាឡេស៊ី។

លោក Ahmad Shazli បានចាប់ផ្តើមអាជីវកម្មរបស់លោក នៅក្នុងធនាគារពាណិជ្ជ
(merchant bank) នាំមុខគេមួយ មុនពេលលោកប្តូរទៅបម្រើការ នៅក្រុមហ៊ុនគ្រប់គ្រងទ្រព្យ
សម្បត្តិជាតិរបស់ម៉ាឡេស៊ី ឈ្មោះ ពេងហ្គូរសាន ដាណាហាតា ណាសិនណាល ប៊េហាដ
(Pengurusan Danaharta Nasional Berhad (ហៅកាត់ថា ដាណាហាតា (Danaharta))។

បន្ថែមលើសពីនេះ លោក Shazli ក៏ជាស្ថាបនិកមួយរូប និងជាហេរញ្ញិក នៃអង្គការ ក្រុម
សកម្មភាពបិតាដើម្បីការអប់រំ (Parent Action Group for Education (ហៅកាត់ថា PAGE))
ដែលជាអង្គការមិនមែនរដ្ឋាភិបាល ធ្វើកិច្ចការ ដើម្បីវិស័យអប់រំដំបូងគេបង្អស់របស់ប្រទេសម៉ាឡេស៊ី
ដែលមានគោលបំណងផ្តល់ភាពឈានមុខគេ លើប្រព័ន្ធអប់រំរបស់ប្រទេសម៉ាឡេស៊ី។



ប៊ុន យ៉ែន
ប្រធាននាយកប្រតិបត្តិ / អភិបាលមិនឯករាជ្យប្រតិបត្តិ

សញ្ជាតិខ្មែរ
ត្រូវបានតែងតាំងជា អភិបាល នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥
ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ទាំង ០៧ លើក ក្នុងឆ្នាំ២០១៩
ជាសមាជិកគណៈកម្មាធិការហានិភ័យ

លោក ប៊ុន យ៉ែន បានទទួលសញ្ញាបត្រឧត្តមសិក្សា ផ្នែកហិរញ្ញវត្ថុ គណនេយ្យ និងធនាគារ ពីក្រសួងហិរញ្ញវត្ថុ កម្ពុជា នៅឆ្នាំ១៩៨៧។

លោក ប៊ុន យ៉ែន ត្រូវបានតែងតាំងជា ប្រធាននាយកប្រតិបត្តិ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ បន្ទាប់ពីការកាន់តំណែងជាអគ្គនាយករង របស់ធនាគារ ចាប់តាំងពីពេលបង្កើតធនាគារដំបូង នៅក្នុងប្រទេសកម្ពុជា។ បន្ទាប់មក លោកត្រូវបានតែងតាំងជា អភិបាលប្រតិបត្តិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។ លោកក៏ជាសមាជិកនៃគណៈកម្មាធិការហានិភ័យ របស់ធនាគារផងដែរ។

ក្នុងតំណែងជាអភិបាលប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ លោក ប៊ុន យ៉ែន ទទួលខុសត្រូវរួម លើការអនុវត្តយុទ្ធសាស្ត្ររបស់ធនាគារ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល រៀបចំអាជីវកម្ម

របស់ធនាគារ និងដឹកនាំប្រតិបត្តិការ ស្របតាមគោលដៅយុទ្ធសាស្ត្រ និងទិសដៅអាជីវកម្ម។ លោកធ្វើការដឹកនាំគណៈគ្រប់គ្រង ក្នុងការអនុវត្តយុទ្ធសាស្ត្រ និងទស្សនវិស័យរបស់ធនាគារ។ ក្នុងឋានៈជាអភិបាលប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ លោកទទួលខុសត្រូវ ចំពោះមុខក្រុមប្រឹក្សាភិបាល លើប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ។

លោក ប៊ុន យ៉ែន បម្រើការនៅក្នុងវិស័យធនាគារ អស់រយៈពេលជិត៤០ឆ្នាំ។ ជាមួយបទពិសោធន៍ ធនាគារយ៉ាងច្រើនសន្លឹកសន្លាប់ លោកយល់ច្បាស់ អំពីទីផ្សារក្នុងស្រុក ហើយលោកបានដើរតួនាទី យ៉ាងសំខាន់ ក្នុងការដឹកនាំអាជីវកម្មរបស់ធនាគារ។ លោកក៏ត្រូវបានទទួលស្គាល់ថា ជាបុគ្គលដ៏សំខាន់មួយរូប នៅក្នុងឧស្សាហកម្មធនាគារទាំងមូលផងដែរ។



DATO' WIRA ZAINAL ABIDIN MAHAMAD ZAIN

ប្រធានក្រុមប្រឹក្សាភិបាល/អភិបាលឯករាជ្យមិនប្រតិបត្តិ

- សញ្ជាតិម៉ាឡេស៊ី
- ត្រូវបានតែងតាំងជា អភិបាល នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ (ចូលនិវត្តន៍ពីតំណែងជា ប្រធានក្រុមប្រឹក្សាភិបាល នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩)
- ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ទាំង ០៧ លើក ក្នុងឆ្នាំ២០១៩
- ជាសមាជិកគណៈកម្មាធិការសវនកម្ម (ចូលនិវត្តន៍ពីតំណែងជា សមាជិក នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩)

Dato' Wira Zainal គឺជាប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារ ចាប់តាំងពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ រហូតដល់ការចូលនិវត្តន៍របស់លោក នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។ ក្រៅពីតួនាទី ជាប្រធានក្រុមប្រឹក្សាភិបាល Dato' Wira Zainal ក៏ធ្លាប់ជាសមាជិកនិងប្រធាននៃគណៈកម្មាធិការ របស់ធនាគារ ដូចជាសមាជិករបស់គណៈកម្មាធិការសវនកម្ម (ក្នុងអំឡុងពេលពីលោកចូលបម្រើការ ជាមួយធនាគារ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩) និងជាប្រធានគណៈកម្មាធិការហានិភ័យ (ពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨)។

Dato' Wira Zainal បានបម្រើការងារ នៅក្រសួងការបរទេស តាំងពីឆ្នាំ១៩៧៣ ហើយ លោកបានទទួលបន្ទុកការងារផ្សេងៗគ្នាជាច្រើន ក្នុងអំឡុងពេលជាង ៤០ឆ្នាំ នៅក្នុងផ្នែកសេវា សាធារណៈនេះ។ លោកក៏ធ្លាប់បម្រើការជា បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រចាំប្រទេសអាហ្វហ្គានីស្ថានផងដែរ ក្នុងអំឡុងពីខែមិថុនា ឆ្នាំ២០១០ ដល់ខែធ្នូ ឆ្នាំ២០១៤។ ក្នុងអំឡុងពេលបំពេញមុខងារ រយៈពេលជាង ៤០ឆ្នាំ ដែល Dato' Wira Zainal បានបម្រើ ការងារឲ្យរដ្ឋាភិបាលម៉ាឡេស៊ី លោកធ្លាប់បានតែងតាំងជា ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំប្រទេស ប្រេស៊ីល វៀតណាម និងឥណ្ឌូនេស៊ី។ លោកក៏ធ្លាប់បំពេញមុខងារជា អគ្គនាយកទីមួយរបស់

ប្រទេសម៉ាឡេស៊ី នៃមជ្ឈមណ្ឌលប្រឆាំងគេរកម្មតំបន់អាស៊ីអាគ្នេយ៍ ដែលមានមូលដ្ឋាន នៅ កូឡាឡាំពួរ។ លោកក៏ធ្លាប់ជាតំណាងស្តីទីអចិន្ត្រៃយ៍អាស៊ានទីមួយ របស់ប្រទេសម៉ាឡេស៊ី ប្រចាំ សាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងអំឡុងពេលពីខែមីនា ឆ្នាំ២០០៩ ដល់ខែកក្កដា ឆ្នាំ២០០៩។ លោកក៏ត្រូវបានតែងតាំងជា ភាវធារីម៉ាឡេស៊ី ប្រចាំទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ជាអគ្គកុងស៊ុល ម៉ាឡេស៊ី ប្រចាំទីក្រុងអាប៊ុយដៃប៊ី ប្រទេសអារ៉ាប់អេមីរ៉េត ជាអគ្គកុងស៊ុលម៉ាឡេស៊ី ប្រចាំទីក្រុង ជេដា ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត និងជាអគ្គកុងស៊ុលម៉ាឡេស៊ី ប្រចាំទីក្រុងវ៉ាន់ខូវរ៉េ ប្រទេស កាណាដាផងដែរ។

បច្ចុប្បន្ន លោកជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ ស៊ីអាយអិមប៊ី វៀតណាម និងជា អភិបាលឯករាជ្យមិនប្រតិបត្តិ នៃក្រុមហ៊ុនម៉ាឡាយាន ផ្លាវអ័រម៉េល ប៊ីហាដ (Malayan Flour Mills Berhad)។

Dato' Wira Zainal បានទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ ជំនាញទំនាក់ទំនងអន្តរជាតិ ពី សាកលវិទ្យាល័យ ម៉ាឡាយ៉ា (University of Malaya)។



YONG JIUNN RUN

អភិបាលមិនឯករាជ្យមិនប្រតិបត្តិ

សញ្ជាតិសិង្ហបុរី

ត្រូវបានតែងតាំងជា អភិបាល នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧
(ចូលនិវត្តន៍ពីតំណែង នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩)

ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ចំនួន ០៤ លើក
ក្នុងចំណោមកិច្ចប្រជុំ ទាំង ០៧ លើក ក្នុងឆ្នាំ២០១៩

លោក Yong Jiunn Run បានទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ ជំនាញសេដ្ឋកិច្ច និង វិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យជាតិ សិង្ហបុរី (National University of Singapore)។

លោក Yong គឺជាអភិបាលមួយរូបរបស់ធនាគារ ក្នុងអំឡុងពេលគិតចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់ការចូលនិវត្តន៍របស់លោក ជាមួយធនាគារ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។

លោកចាប់ផ្តើមការងារ ជាមួយធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី (CIMB Bank Singapore) ក្នុងឆ្នាំ២០១១ ក្នុងតំណែងជា នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម ដែលក្នុងតំណែងនេះ លោក ទទួលបន្ទុកបង្កើតយុទ្ធសាស្ត្រ និងដឹកនាំអាជីវកម្មសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម របស់ធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី ដែលរួមមានបណ្តាក្រុមហ៊ុនពាក់កណ្តាលសាជីវកម្ម (Mid-Corporate) និងសហគ្រាសធុនតូច និងមធ្យមដែលទើបបង្កើតឡើងថ្មីៗ។

លោក Yong ទទួលបាននូវបទពិសោធន៍ ក្នុងអាជីវកម្មសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម និង សេវាកម្មហិរញ្ញវត្ថុសាជីវកម្មយ៉ាងច្រើនលើសលប់ ក្នុងរយៈពេល ២៨ឆ្នាំ កន្លងមកនេះ ដែលដំបូង ឡើយ លោកចាប់ផ្តើមអាជីពការងាររបស់លោក ក្នុងតួនាទីជាបុគ្គលិក ផ្នែកសេវាកម្មអតិថិជន និង បន្ទាប់មកទទួលខុសត្រូវ លើការងារផ្នែកគ្រប់គ្រង និងតួនាទី ក្នុងកិច្ចការសំខាន់ៗមួយចំនួនទៀត នៅអំឡុងពេលដែលលោកបម្រើការងារឲ្យធនាគារ មេយប៊ែង (Maybank) ធនាគារប៊ីអិនភី ប៉ារីបាស (BNP Paribas) និងសាជីវកម្មធនាគារចិនក្រៅប្រទេស (Oversea-Chinese Banking Corporation)។



DATIN ROSSAYA MOHD NASHIR

លេខាធិការក្រុមហ៊ុនរួម

សញ្ជាតិម៉ាឡេស៊ី

Datin Rossaya Mohd Nashir គឺជាលេខាធិការក្រុមហ៊ុនរបស់ស៊ីអាយអិមប៊ី គ្រុប (CIMB Group)។ លោកស្រី បានចូលបម្រើការងារជាមួយធនាគារ ក្នុងការិយាល័យសេវាកម្មនីតិកម្ម ក្រុមហ៊ុន នៅក្នុងឆ្នាំ២០០២។ លោកស្រីគឺជាបុគ្គលមួយរូប ដែលជួយបង្កើតនាយកដ្ឋានលេខាធិការ ក្រុមហ៊ុនឡើង នៅក្នុងឆ្នាំ២០០៤ និងត្រូវបានតែងតាំងជា លេខាធិការក្រុមហ៊ុនរបស់ ស៊ីអាយអិមប៊ី គ្រុប នៅក្នុងឆ្នាំ២០០៦។

ជាមួយគ្នានេះទីជាលេខាធិការក្រុមហ៊ុន លោកស្រីទទួលខុសត្រូវ ក្នុងការផ្តល់ការប្រឹក្សា និង ជំនួយនាពាក់ព័ន្ធនឹងតួនាទី និងកាតព្វកិច្ចផ្សេងៗរបស់ក្រុមប្រឹក្សាភិបាល ដើម្បីធានាថា ស៊ីអាយអិមប៊ី អនុវត្តអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ។ លោកស្រីដើរតួនាទីជា អ្នកទំនាក់ទំនង រវាងក្រុមប្រឹក្សាភិបាល និងអ្នកពាក់ព័ន្ធសំខាន់ៗ ទាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងនៅក្នុងប្រតិបត្តិការ ថ្នាក់តំបន់របស់ស៊ីអាយអិមប៊ី គ្រុប ដើម្បីធានាថា ក្របខណ្ឌអភិបាលកិច្ចធនាគារត្រូវបានរៀបចំ ក្នុងលក្ខណៈមួយ ដែលគាំទ្រដល់ទស្សនៈវិស័យរបស់ស៊ីអាយអិមប៊ី គ្រុប។

លោកស្រីមានចំណេះដឹង ផ្នែកវិស័យធនាគារយ៉ាងទូលំទូលាយ ជាមួយបទពិសោធន៍ ក្នុង ការងារលេខាធិការក្រុមហ៊ុនច្រើនជាង ២៥ឆ្នាំ។ មុនចូលបម្រើការងារ នៅក្នុងស៊ីអាយអិមប៊ី គ្រុប លោកស្រីបម្រើការងារឲ្យក្រុមហ៊ុន ភីម៉ូដាឡាន ណាសិនណាល ប៊ីហាដ (Permodalan National Berhad) ក្នុងតំណែងជាលេខាធិការក្រុមហ៊ុនរួម នៃក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួននៃក្រុមហ៊ុននេះ។ លោកស្រីបានចាប់ផ្តើមអាជីពការងារដំបូង នៅក្រុមហ៊ុន ថាម អេនជីនៀរីង គ្រុប (Time Engineering Group)។

Datin Rossaya គឺជាសមាជិកមួយរូបនៃវេទិកាប្រឹក្សាអំពី នីតិវិធីក្រុមហ៊ុន (Corporate Practice Consultative Forum) របស់គណៈកម្មាធិការក្រុមហ៊ុននៃម៉ាឡេស៊ី (Companies Commission of Malaysia) ហើយក៏ជាអភិបាលមួយរូប នៃក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួន នៅ ក្នុង ស៊ីអាយអិមប៊ី គ្រុប។ លោកស្រីគឺជាជើងឯកនិរន្តរភាព ស៊ីអាយអិមប៊ី (CIMB Sustainability Champion)។ លោកស្រីបានផ្តួចផ្តើមគម្រោងមួយចំនួន ដើម្បីជំរុញនិរន្តរភាព នៅក្នុងកន្លែងធ្វើ ការឲ្យ #TeamCIMB។ លោកស្រីចូលរួមយ៉ាងសកម្ម ក្នុងការជំរុញការចូលរួមរបស់ស្រ្តី ក្នុង កិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល ហើយលោកស្រីបានចូលរួមសកម្មភាព ក្នុងកិច្ចផ្តួចផ្តើមតាម លក្ខណៈបណ្តាញផ្សេងៗ ដើម្បីលើកកម្ពស់បញ្ហានេះផងដែរ។

Datin Rossaya ទទួលបានសញ្ញាបត្រច្បាប់ ជំនាញច្បាប់ពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ ខូវីនទ្រី (Coventry University) ចក្រភពអង់គ្លេស។ លោកស្រី គឺជាលេខាធិការមួយរូប ដែល ទទួលបានវិញ្ញាបនបត្រ ពីគណៈកម្មការក្រុមហ៊ុននៃម៉ាឡេស៊ី (Companies Commission of Malaysia) ហើយលោកស្រីក៏ជាសមាជិក (affiliate) មួយរូប នៃវិទ្យាស្ថានរដ្ឋបាល និងលេខាធិការ ជំនាញម៉ាឡេស៊ី ផងដែរ។



លី សោភា

លេខាធិការក្រុមហ៊ុនរួម

សញ្ជាតិខ្មែរ

លោកស្រី លី សោភា កាន់តួនាទីជាលេខាធិការក្រុមហ៊ុនរួម របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១០ មកម្ល៉េះ។ លោកស្រី គឺជាលេខាធិការក្រុមហ៊ុន រួមមួយរូប នៃក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការសវនកម្ម របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ លោកស្រីក៏ជាលេខាធិការ នៃគណៈកម្មាធិការគ្រប់គ្រង និងជាអ្នកចូលរួមអចិន្ត្រៃយ៍ ក្នុងគណៈកម្មាធិការផ្សេងៗទៀតរបស់ធនាគារ ដែលក្នុងនោះរួមមានគណៈកម្មាធិការហានិភ័យ និងគណៈកម្មាធិការឥណទានកម្ពុជា។

មុនពេលចូលបម្រើការងារ ក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកស្រី ធ្លាប់បម្រើការងារ ជាជំនួយការ នាយកប្រតិបត្តិជាន់ខ្ពស់នីតិកម្ម និងនាយកផ្នែកនីតិកម្ម និងកិច្ចការក្រុមហ៊ុន នៅក្នុង ធនាគារធំមួយ ក្នុងប្រទេសកម្ពុជា។ ក្នុងពេលតែមួយ ក្រៅពីការបន្តការសិក្សា លោកស្រីបាន បម្រើការងារ ផ្នែកនីតិកម្ម និងលេខាធិការក្រុមហ៊ុន អស់រយៈពេល ០៦ ឆ្នាំ នៅនាយកដ្ឋាននីតិកម្ម និងកិច្ចការក្រុមហ៊ុន នៅកន្លែងដែលធ្លាប់បម្រើការងារពីមុន។

លោកស្រី លី សោភា បានទទួលបរិញ្ញាបត្រ ផ្នែកនីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ២០០៤ ហើយក្នុងឆ្នាំដដែលនេះ លោកស្រីក៏ទទួល បានបរិញ្ញាបត្រ ជំនាញគណនេយ្យ ពីមហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម នៃវិទ្យាស្ថានបច្ចេកវិទ្យា និងគ្រប់គ្រង (បច្ចុប្បន្នជា សាកលវិទ្យាល័យ ពុទ្ធសាស្ត្រ) ផងដែរ។ នៅឆ្នាំ២០០៧ លោកស្រី ទទួលបានសញ្ញាបត្រ ថ្នាក់អនុបណ្ឌិត ជំនាញនីតិឯកជន ពីសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោកស្រីទទួលបានវិញ្ញាបនបត្រ ផ្នែកការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម (AML/CFT) ពី Asian Institute of Chartered Bankers នៅប្រទេស ម៉ាឡេស៊ី ក្នុងឆ្នាំ២០១៧។

គណៈកម្មាធិការ គ្រប់គ្រង







សញ្ញាត្តិខ្មែរ

ហេង ធីតា

នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល

លោកស្រី ហេង ធីតា ទទួលបានបន្ទុកគ្រប់គ្រងទូទៅ និងសកម្មភាពហិរញ្ញវត្ថុ លើផ្នែកសេវាកម្ម ហិរញ្ញវត្ថុបុគ្គល របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ហើយការកិច្ចរបស់លោកស្រី រួមមាន ផ្នែកអភិវឌ្ឍន៍ផលិតផល ផ្នែកលក់ និងចែកចាយ និងផ្នែកគ្រប់គ្រងឥណទាន ទៅលើអតិថិជន បុគ្គល។ លោកស្រីជាអ្នកបង្កើតយុទ្ធសាស្ត្រអាជីវកម្ម និងទទួលខុសត្រូវ លើផ្នែកចែកចាយ ផលិតផលតាមសាខា សេវាកម្មហិរញ្ញវត្ថុជាន់ខ្ពស់ (Preferred Banking) ឥណទានគេហដ្ឋាន ឥណទានរថយន្ត និងសេវាកម្មប័ណ្ណឥណទាន (Credit Cards)។

លោកស្រី ហេង ធីតា ចាប់ផ្តើមអាជីពការងារជា បុគ្គលិកផ្នែកលក់ នៅក្នុងក្រុមហ៊ុន នាំចេញ នាំចូល ហើយបន្ទាប់មកបានធ្វើការ នៅក្នុងក្រុមហ៊ុនផ្សាយពាណិជ្ជកម្មអន្តរជាតិមួយ អស់រយៈពេល ៤ឆ្នាំ ផ្នែកទំនាក់ទំនងអតិថិជន មុននឹងលោកស្រីចេញទៅបន្តការសិក្សា នៅប្រទេសជប៉ុន។ ក្រោយពេលវិលមកប្រទេសកម្ពុជាវិញ លោកស្រីបានចូលបម្រើការងារ ជាអ្នកផ្តល់ប្រឹក្សា ដល់ ធនាគារពិភពលោក ក្នុងកម្មវិធីមេគង្គអភិវឌ្ឍន៍ឯកជន (Mekong Private Development Facility)។

មុនពេលចូលបម្រើការងារ ក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកស្រី ធីតា ធ្លាប់បំពេញ ការងារ នៅធនាគារធំមួយ ក្នុងប្រទេសកម្ពុជា អស់រយៈពេល ៨ឆ្នាំ ដែលក្នុងអំឡុងពេលនោះ លោកស្រីកាន់តួនាទីគ្រប់គ្រងមួយចំនួន ដូចជានាយកផ្នែកទីផ្សារ នាយកផ្នែកគាំទ្រសេវាកម្ម ហិរញ្ញវត្ថុបុគ្គល ហើយបន្ទាប់មកជានាយកផ្នែកគ្រប់គ្រងបណ្តាញសាខា។

លោកស្រី ហេង ធីតា ទទួលបានបរិញ្ញាបត្រ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅ រាជធានីភ្នំពេញ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកទីផ្សារ និងអាជីវកម្ម នៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសជប៉ុន។



សញ្ញាត្តិខ្មែរ

ហុង ជឿប

នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម

ជាមួយនឹងបទពិសោធន៍ការងារជាច្រើនឆ្នាំ នៅក្នុងវិស័យធនាគារពាណិជ្ជ លើផ្នែកបម្រើ សេវាកម្មអតិថិជន ព្រមទាំងផ្នែកគ្រប់គ្រងហានិភ័យ លោក ហុង ជឿប មានចំណេះដឹងយ៉ាង ស៊ីជម្រៅ លើវិស័យធនាគារ និងទំនាក់ទំនងអតិថិជន ក្នុងការផ្តល់នូវយោបល់ ដល់ផ្នែកដែល ពាក់ព័ន្ធ ក្នុងដំណើរការអាជីវកម្មរបស់ធនាគារ ព្រមទាំងការគ្រប់គ្រងហានិភ័យ។ លោក ហុង ជឿប ក៏ធ្លាប់បានបម្រើការងារជា នាយកគ្រប់គ្រងហានិភ័យ របស់ធនាគារបរទេសមួយ នៅក្នុងប្រទេស ឡាវផងដែរ។ មុនពេលក្លាយជា នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ លោក ហុង ជឿប ធ្លាប់កាន់តំណែងជា នាយកគ្រប់គ្រងហានិភ័យ របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដែលលោកត្រូវទទួលបន្ទុក ផ្នែកគ្រប់គ្រងហានិភ័យទូទៅ និងជា ប្រធានគណៈកម្មការឥណទាន នៅក្នុងធនាគារ ដោយធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអង្គភាព ដែល ពាក់ព័ន្ធ ដើម្បីធានាការអនុវត្តដ៏ខ្ជាប់ខ្ជួន នូវវប្បធម៌គ្រប់គ្រងហានិភ័យ នៅក្នុងធនាគារទាំងមូល។

ក្នុងមុខតំណែងជា នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម លោក ហុង ជឿប ទទួលបានបន្ទុក ផ្នែកថែរក្សា និងបង្កើនគុណភាព ផ្នែកឥណទាន ប្រមូលប្រាក់បញ្ញើ ដើម្បីសម្រេចបានគោលដៅ មូលធនរបស់ធនាគារ ពង្រីកប្រសិទ្ធភាពក្រុមការងារ និងពង្រឹងស្ថាពរក្រុម រួមទាំងបង្កើនចំណូល មិនមែនការប្រាក់ របស់សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម។ ក្រៅពីនេះ លោក ហុង ជឿប បានពង្រឹង សហប្រតិបត្តិការ រវាងក្រុមការងារសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម និងក្រុមការងារដទៃទៀត នៅ ក្នុងធនាគារ ដើម្បីបង្កើនការលក់ តាមរយៈការណែនាំបន្ត និងការទាក់ទងអតិថិជន ឲ្យប្រើ ផលិតផល និងសេវាកម្មផ្សេងៗទៀត ក្នុងគោលបំណងផ្តល់នូវបទពិសោធន៍បម្រើសេវាកម្ម អតិថិជន ឲ្យកាន់តែល្អប្រសើរ។

លោក ហុង ជឿប ទទួលបានបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអាជីវកម្ម ហើយបានបញ្ចប់ការសិក្សា លើកម្មវិធីភាពជាអ្នកដឹកនាំ CIMB-INSEAD ផងដែរ។



សញ្ញាត្តិខ្មែរ

ហេង ត្រឹង
នាយករតនាភិបាល និងទីផ្សារ

លោក ហេង ត្រឹង បានចូលបម្រើការ ក្នុងវិស័យធនាគារ អស់រយៈពេលជាង ១៥ឆ្នាំ ហើយ បច្ចុប្បន្នលោកទទួលខុសត្រូវគ្រប់គ្រងនាយកដ្ឋាន រតនាភិបាល និងទីផ្សារ នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ ភារកិច្ចចម្បងរបស់លោក គឺរួមមានការគ្រប់គ្រងតារាងតុល្យការជាប្រចាំ ការលក់ ផលិតផល ដែលទាក់ទងនឹងរតនាភិបាល និងទីផ្សារ ដូចជា ប្រតិបត្តិការទិញលក់មូលនិធិ នៅក្នុង ទីផ្សារបោះដុំ និងទីផ្សារអន្តរធនាគារ ប្រតិបត្តិការទិញលក់រូបិយវត្ថុ-រូបិយប័ណ្ណ និងការណែនាំអំពី ផលិតផលវិនិយោគក្រៅស្រុកផ្សេងៗ ជូនអតិថិជន រួមទាំងការរៀបចំទំនាក់ទំនងជំរើងមាំ ជាមួយ ធនាគារដៃគូនានា។ ក្នុងការបំពេញតួនាទី ដោយចាំបាច់លោកត្រូវធ្វើទំនាក់ទំនងការងារជាប្រចាំ ជាមួយអតិថិជន ទាំងផ្នែកបុគ្គល និងក្រុមហ៊ុន លោកក៏បានអភិវឌ្ឍជំនាញរបស់ខ្លួន លើផ្នែក ផលិតផលបម្រែបម្រួលទីផ្សារ ព្រមទាំងការសម្របសម្រួលសហការ ជាមួយផ្នែកអាជីវកម្មនីមួយៗ ទាំងនៅក្នុងប្រទេស និងក្នុងតំបន់ ដើម្បីពង្រីកឱកាសការលក់ផ្សេងៗទៀត ដែលអាចបង្កើនប្រាក់ ចំណេញ ដល់ធនាគារ ក្នុងកម្រិតខ្ពស់បំផុត។ លោក ត្រឹង ក៏ជាបុគ្គលិកដំបូងមួយរូបរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដែលបានចូលបម្រើការងារ តាំងពីខែកញ្ញា ឆ្នាំ២០១០ ក្នុងមុខងារជា អ្នកគ្រប់គ្រងហានិភ័យ និងជាលេខាធិការ របស់គណៈកម្មាធិការហានិភ័យ រហូតដល់ពាក់កណ្តាល ឆ្នាំ ២០១៣ មុនពេលលោកបានផ្លាស់ប្តូរទៅកាន់មុខតំណែងជា នាយករតនាភិបាល និងទីផ្សារ។

មុនពេលចូលបម្រើការងារ ក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោក ត្រឹង ធ្លាប់ជាប្រធាន ផ្នែកគ្រប់គ្រងហានិភ័យរតនាគារនិងទីផ្សារក្នុងនាយកដ្ឋានគ្រប់គ្រងហានិភ័យនិងមានបទពិសោធន៍ លើផ្នែកគ្រប់គ្រងសាច់ប្រាក់ ក្នុងនាយកដ្ឋានរតនាភិបាល នៃធនាគារធំមួយ នៅក្នុងប្រទេស កម្ពុជា អស់ពេល ៦ឆ្នាំ។

លោក ត្រឹង បានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិត ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា ក្នុងឆ្នាំ២០១១ និងបានបញ្ចប់វគ្គសិក្សា Accelerated Universal Bankers Programme ពីសាកលវិទ្យាល័យបច្ចេកវិទ្យា ណានយ៉ាង (Nayang Technological University) ក្នុងប្រទេសសិង្ហបុរី នាឆ្នាំ២០១៤។



សញ្ញាត្តិខ្មែរ

គី សាណា
នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ

លោកស្រី គី សាណា បានបម្រើការងារ ក្នុងវិស័យធនាគារ ជាង ១៧ឆ្នាំ។ លោកស្រីបាន ចាប់ផ្តើមអាជីព ជាមួយនឹងធនាគារអន្តរជាតិជាច្រើន និងកាន់មុខតំណែងផ្សេងៗគ្នា គិតចាប់ពីផ្នែក សេវាកម្មជួរមុខ ដល់ផ្នែកការិយាល័យគាំទ្រកណ្តាល និងពីផ្នែកឥណទាន និងផ្នែកហិរញ្ញប្បទាន ពាណិជ្ជកម្ម ដល់គណៈគ្រប់គ្រងជាន់ខ្ពស់។ លោកស្រីបានចូលបម្រើការងារ នៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងឆ្នាំ២០១០ ជាប្រធានសាខា ដែលជាសាខាដំបូងគេបង្អស់របស់ ធនាគារ។ លោកស្រីទទួលបានបន្ទុក លើសេវាកម្មធនាគារជាន់ខ្ពស់ Preferred Banking និង សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម មុនពេលត្រូវបានតែងតាំងជា នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ។

នៅក្នុងមុខតំណែងនេះ លោកស្រីទទួលខុសត្រូវ លើការគ្រប់គ្រងទំនាក់ទំនងសេវាកម្ម ធនាគារ ជាមួយអតិថិជនក្រុមហ៊ុនធំៗ និងដំណើរការរបស់សេវាកម្មហិរញ្ញវត្ថុសាជីវកម្មទាំងមូល ក្នុងធនាគារ ស៊ីអាយអិមប៊ី នៅប្រទេសកម្ពុជា។ លើសពីសេវាកម្មផ្តល់ឥណទានសាជីវកម្ម បែបប្រពៃណី លោកស្រីមានតួនាទី ក្នុងការផ្តល់ដំណោះស្រាយ និងគុណតម្លៃបន្ថែម ស្របនឹង តម្រូវការសេវាកម្មប្រតិបត្តិការធនាគារ រួមមានការគ្រប់គ្រងសាច់ប្រាក់ ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាធនាគារ តាមប្រព័ន្ធអ៊ីនធឺណិត។

- ក្នុងអំឡុងពេលនៃការបំពេញការងាររបស់ខ្លួន លោកស្រី ទទួលបានរង្វាន់មួយចំនួនរួមមាន៖
- ១. ពានរង្វាន់សាខាឆ្នើមប្រចាំឆ្នាំ ២០១១ ពីធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា
 - ២. ពានរង្វាន់បុគ្គលិកឆ្នើមប្រចាំឆ្នាំ ២០១១ ពីធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា
 - ៣. ពានរង្វាន់អ៊ីមប៊ីរីលឆ្នាំ ២០១៣ (Emerald Award 2013) សម្រាប់អ្នកគ្រប់គ្រងថ្នាក់ កណ្តាល ពីស៊ីអាយអិមប៊ី ក្រុប

លោកស្រី គី សាណា បានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញបត្រ ផ្នែកគណនេយ្យ ពីវិទ្យាស្ថានជាតិ គ្រប់គ្រង និងចូលរួមវគ្គសិក្សា Accelerated Universal Bankers Programme នៅសាកល វិទ្យាល័យ បច្ចេកវិទ្យា ណានយ៉ាង (Nayang Technological University) ក្នុងប្រទេសសិង្ហបុរី។



សញ្ញាត្តិខ្មែរ

អ៊ុំ ចិន្តាកក្កិ
នាយកធនធានសាជីវកម្ម

ក្នុងនាមជាគណៈគ្រប់គ្រងមួយរូប ដែលបានចូលរួមដំបូងនៅពេលធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ត្រូវបានបង្កើតឡើង លោកស្រី អ៊ុំ ចិន្តាកក្កិ គឺជាបុគ្គលសំខាន់ដែលបានជំរុញឲ្យមានភាពជោគជ័យ ក្នុងការគ្រប់គ្រងដឹកនាំ លើយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស ដែលរួមមានការជ្រើសរើសបុគ្គលិកសក្តានុពល / ការគ្រប់គ្រងអនុវត្តន៍ការងារ និងប្រាក់រង្វាន់លើកទឹកចិត្ត / ការចូលរួមសកម្មភាពសង្គមនានា ក្នុងន័យផ្សារភ្ជាប់ការប្រាស្រ័យទាក់ទង រវាងនិយោជិត និងនិយោជក / វប្បធម៌នៃការកសាង និងការបណ្តុះបណ្តាល និងគ្រប់គ្រងធនធានមនុស្ស។

រហូតមកដល់បច្ចុប្បន្ន លោកស្រីរួមចំណែក ក្នុងការសម្រេចបានសមិទ្ធផលរបស់ធនាគារតាមរយៈការកសាង ពង្រឹង និងបង្កើនសមត្ថភាពនិយោជិត ប្រកបដោយភាពប្រកួតប្រជែង និងជំរុញដល់ធនធានមនុស្ស ឲ្យអស់ពីលទ្ធភាពរបស់ពួកគេ។ ចំណុចផ្ដោតចម្បងរបស់លោកស្រីគឺរួមមានការទាក់ទាញ និងការរក្សាទុក នូវនិយោជិតសក្តានុពល ដែលជួយពង្រីកភាពរីកចម្រើន និងនិរន្តរភាពរបស់អាជីវកម្មសម្រាប់រយៈពេលខ្លីមធ្យម និងរយៈពេលវែងរបស់ធនាគារ។ យុទ្ធសាស្ត្រនិងគំនិតគន្លឹះរបស់លោកស្រី សម្រាប់ទិសដៅអនាគត ជំរុញការធ្វើបច្ចុប្បន្នភាពរបស់ធនាគារដើម្បីតាមទាន់ការអភិវឌ្ឍ នៅក្នុងសម័យឌីជីថល និងបច្ចេកវិទ្យា។ មិនតែប៉ុណ្ណោះ លោកស្រីអភិវឌ្ឍនិយោជិត ជាមួយនឹងជំនាញ ចំណេះដឹង និងសមត្ថភាពការងារថ្មីៗ ដែលជាតម្រូវការតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការសិក្សារៀនសូត្រចម្រុះបែប ទាំងនៅក្នុងប្រទេស និងថ្នាក់តំបន់ ស្របតាមបទពិសោធន៍ការងារជាក់ស្តែង។

លោកស្រីមានជំនាញទំនាក់ទំនងយ៉ាងល្អ ដែលអាចធ្វើការយ៉ាងជិតស្និទ្ធ បានដោយល្អនជាមួយថ្នាក់ដឹកនាំ ក្នុងការបង្កើត និងអនុវត្តផែនការ នៃការសម្រេចជោគជ័យ ក្រោមការជួយគាំទ្រយ៉ាងពេញទំហឹង ពីកម្មវិធីបណ្តុះបណ្តាល និងកម្មវិធីអភិវឌ្ឍន៍ នៅក្នុងប្រទេស និងថ្នាក់តំបន់។

ក្រៅពីជំនាញ ផ្នែកគ្រប់គ្រងធនធានមនុស្ស លោកស្រីទទួលបានបន្ទុក លើការដឹកនាំចាត់ចែងផ្នែករដ្ឋបាល ការគ្រប់គ្រងគម្រោងទ្រព្យសម្បត្តិ និងដំណើរការយុទ្ធសាស្ត្រផងដែរ។ លោកស្រីពិនិត្យមើលគម្រោងសំខាន់ៗដែលធានានូវប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការគ្រប់គ្រងចំណាយ។

មុនពេលចាប់ផ្តើមចូលបម្រើការងារក្នុងធនាគារស៊ីអាយអិមប៊ីភីអិលស៊ីលោកស្រីអ៊ុំចិន្តាកក្កិមានបទពិសោធន៍១៥ឆ្នាំ ក្នុងតំណែងជាអ្នកគ្រប់គ្រង ផ្នែកធនធានមនុស្ស ជាមួយបណ្តាស្ថាប័នជាច្រើនរួមមានហើយ។ លោកស្រី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែករដ្ឋបាលពាណិជ្ជកម្មពីវិទ្យាស្ថាន ជាតិគ្រប់គ្រង ក្នុងប្រទេសកម្ពុជា។



សញ្ញាត្តិខ្មែរ

ហេង វុទ្ធី
នាយកហិរញ្ញវត្ថុ

លោក ហេង វុទ្ធី គឺជាបុគ្គលមួយរូប ក្នុងគណៈកម្មាធិការគ្រប់គ្រង របស់ធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី ដែលបានចូលរួមដំបូង នៅពេលធនាគារត្រូវបានបង្កើត ក្នុងឆ្នាំ២០១០។ ការកិច្ចចម្បងរបស់លោក គឺរួមមានការគ្រប់គ្រងមុខងារហិរញ្ញវត្ថុ រៀបចំផែនការ ដឹកនាំ និងគ្រប់គ្រងបុគ្គលិកក្នុងការអភិវឌ្ឍ អនុវត្ត និងរៀបចំគោលការណ៍ និងនីតិវិធី សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ ថវិកាគណនេយ្យ ពន្ធដារ និងរបាយការណ៍បទប្បញ្ញត្តិ ព្រមទាំងយុទ្ធសាស្ត្រអាជីវកម្មរបស់ធនាគារទាំងមូល។

លោក វុទ្ធី ត្រូវពិនិត្យផងដែរ លើប្រព័ន្ធ និងរបាយការណ៍គណនេយ្យ ការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំផែនការអាជីវកម្ម និងដើរតួនាទីជាអ្នកសម្របសម្រួល ជាមួយក្រុមហ៊ុនមេ នៅប្រទេសម៉ាឡេស៊ីផងដែរ។ មុនពេលចូលបម្រើការងារ នៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកមានបទពិសោធន៍ ៨ឆ្នាំ ក្នុងការងារគ្រប់គ្រងហិរញ្ញវត្ថុ និងកាន់តួនាទីជា នាយករងហិរញ្ញវត្ថុ នៅធនាគារមួយ ក្នុងប្រទេសកម្ពុជា។

លោក វុទ្ធី បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា ហើយបានបញ្ចប់ការសិក្សា ថ្នាក់គណនេយ្យកម្ពុជាន់ខ្ពស់ (ACCA: Association of Chartered Certified Accountants) ពីសាលាពាណិជ្ជកម្ម CamEd ដែលជាស្ថាប័នទទួលបានសិទ្ធិជាផ្លូវការ ពីក្រុមហ៊ុនអង់គ្លេស ក្នុងការបណ្តុះបណ្តាល ACCA នៅប្រទេសកម្ពុជា។



សម្ព័ន្ធមុខុរ

អ៊ុក ថានិន

នាយកគ្រប់គ្រងផលិតផល

លោក អ៊ុក ថានិន បានចូលបម្រើការងារ នៅក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងឆ្នាំ ២០១៧ ដែលមានតួនាទីត្រួតពិនិត្យ លើនាយកដ្ឋានគ្រប់គ្រងផលិតផល។ ទំនួលខុសត្រូវ ការងាររបស់លោក គឺរួមមានការគ្រប់គ្រង ការសម្របសម្រួល និងការអនុវត្តគម្រោង គោលការណ៍ និងសេចក្តីណែនាំ ដែលពាក់ព័ន្ធនឹងផលិតផលថ្មីៗ និងមានស្រាប់ ដើម្បីស្របតាមតម្រូវការ ទីផ្សារ។ ក្នុងឆ្នាំកន្លងមកនេះ លោកបានចាត់ចែងនាយកដ្ឋានគ្រប់គ្រងផលិតផល និងបាននាំ យកផលិតផលថ្មីៗ ដោយជោគជ័យ ដែលនាំឲ្យធនាគារ ស៊ីអាយអិមប៊ី កាន់តែមានភាពប្រកួត ប្រជែងមួយកម្រិតទៀត នៅលើទីផ្សារ។ មិនតែប៉ុណ្ណោះ លោកក៏ដឹកនាំសម្របសម្រួល លើ គម្រោងទូទាំងធនាគារជាច្រើនផងដែរ និងគម្រោងមួយចំនួនទៀត ជាមួយនឹងដៃគូខាងក្រៅ របស់ធនាគារ។

មុនពេលចូលបម្រើការងារ ក្នុងធនាគារ ស៊ីអាយអិមប៊ី លោកមានបទពិសោធន៍ ៩ឆ្នាំ នៅ ក្នុងវិស័យឧស្សាហកម្មហិរញ្ញវត្ថុ ក្នុងផ្នែកផ្សេងៗគ្នា ដូចជាសេវាកម្មធានារ៉ាប់រងទូទៅ ការគ្រប់គ្រង ឥណទាន និងសេវាកម្មហិរញ្ញវត្ថុសាធារណៈ។

លោក អ៊ុក ថានិន ធ្លាប់ទទួលអាហារូបករណ៍ ពីរដ្ឋាភិបាលសិង្ហបុរី និងអាហារូបករណ៍ Fulbright។ លោកបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ពីសាកលវិទ្យាល័យជាតិ សិង្ហបុរី ក្នុងឆ្នាំ២០០៦ ហើយលោកក៏ទទួលបានអាហារូបករណ៍ Fulbright ផងដែរ ដោយបានបញ្ចប់ ថ្នាក់អនុបណ្ឌិត ពីសាកលវិទ្យាល័យ Vanderbilt នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១២។ លោកបានក្លាយជាសមាជិក Beta Gamma Sigma ដែលជាស្ថាប័នអន្តរជាតិ សម្រាប់ថ្នាក់ ឧត្តមសិក្សា ផ្នែកអាជីវកម្ម។



សម្ព័ន្ធមុខុរ

ហេង វិបុត្រ

នាយកបច្ចេកវិទ្យា និងប្រតិបត្តិការ

លោក ហេង វិបុត្រ បានចូលបម្រើការងារ នៅក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុង ឆ្នាំ២០១៨។ លោកទទួលបានបន្ទុកមើល ការខុសត្រូវលើផ្នែក ព័ត៌មានវិទ្យា សន្តិសុខព័ត៌មានវិទ្យា ការគ្រប់គ្រងគម្រោងព័ត៌មានវិទ្យា អភិបាលកិច្ចទិន្នន័យ ព្រមទាំងមុខងារការធានាលើការអនុលោមតាម ដើម្បីធានាឲ្យបាននូវ ប្រសិទ្ធភាពការងារ ដោយផ្អែកទៅលើគោលការណ៍ នីតិវិធី និងការអនុវត្តតាមច្បាប់។

ក្រៅពីការគ្រប់គ្រង លើបច្ចេកវិទ្យាព័ត៌មាន លោកវិបុត្រ ក៏មានទំនួលខុសត្រូវ លើផ្នែក ប្រតិបត្តិការខាងក្រោយរបស់ធនាគារទាំងមូល និងដើម្បីឲ្យប្រាកដថា រាល់ប្រតិបត្តិការប្រចាំថ្ងៃ ទាំងអស់ប្រព្រឹត្តទៅដោយរលូន ផ្អែកលើគោលការណ៍ នីតិវិធី បទប្បញ្ញត្តិ និងការអនុលោម តាមច្បាប់។ មិនតែប៉ុណ្ណោះ លោកត្រូវដឹកនាំ និងអនុវត្តយុទ្ធសាស្ត្រ សម្រាប់ការងារបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងប្រតិបត្តិការ ឲ្យស្របទៅតាមកំណើនអាជីវកម្ម និងផែនការយុទ្ធសាស្ត្រ របស់ក្រុមហ៊ុនមេ។

លោកវិបុត្រ មានបទពិសោធន៍ការងារជាង ១៧ឆ្នាំ ក្នុងវិស័យធនាគារ ហើយលោកបាន ចាប់ផ្តើមអាជីពការងារជា វិស្វករសរសេរកម្មវិធីកុំព្យូទ័រ ក្នុងឆ្នាំ២០០៣។ មុនពេលចូលបម្រើការ នៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកធ្លាប់បំពេញការងារជា នាយកសេវាកម្មបច្ចេកវិទ្យា ព័ត៌មាន ជាមួយនឹងធនាគារ ក្នុងស្រុកដ៏ធំមួយ ក្នុងប្រទេសកម្ពុជា។

លោក ហេង វិបុត្រ ទទួលបានបរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។



សញ្ញាត្តិខ្មែរ

លី សោភា

នាយកនីតិកម្ម និងលេខាធិការក្រុមហ៊ុន

លោកស្រី លី សោភា មានតួនាទីជានាយកនីតិកម្ម និងលេខាធិការក្រុមហ៊ុន នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ចាប់តាំងពីថ្ងៃចាប់ផ្តើមប្រតិបត្តិការដំបូងរបស់ធនាគារ នៅខែវិច្ឆិកា ឆ្នាំ២០១០ មកម្ល៉េះ។ លោកស្រីទទួលបន្ទុកចាត់ចែងតួនាទីនីតិកម្ម និងលេខាធិការក្រុមហ៊ុន។ លោកស្រី គឺជាលេខាធិការក្រុមហ៊ុនមួយរូប នៃក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការសវនកម្ម របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ លោកស្រីក៏ជាលេខាធិការ នៃគណៈកម្មាធិការគ្រប់គ្រង និងជាអ្នកចូលរួមអចិន្ត្រៃយ៍ ក្នុងគណៈកម្មាធិការផ្សេងៗទៀតរបស់ធនាគារ ដែលក្នុងនោះ រួមមាន គណៈកម្មាធិការហានិភ័យ និងគណៈកម្មាធិការឥណទានកម្ពុជា។

មុនពេលចូលបម្រើការងារ ក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកស្រី ធ្លាប់បម្រើការងារជាជំនួយការ នាយកប្រតិបត្តិជាន់ខ្ពស់នីតិកម្ម និងនាយកផ្នែកនីតិកម្ម និងកិច្ចការក្រុមហ៊ុន នៅក្នុងធនាគារធំៗមួយ ក្នុងប្រទេសកម្ពុជា។ ក្នុងពេលតែមួយ ក្រៅពីការបន្តការសិក្សា លោកស្រី បានបម្រើការងារ ផ្នែកនីតិកម្ម និងលេខាធិការក្រុមហ៊ុន អស់រយៈពេល ០៦ឆ្នាំ នៅនាយកដ្ឋាន នីតិកម្ម និងកិច្ចការក្រុមហ៊ុន នៅកន្លែងដែលធ្លាប់បម្រើការងារពីមុន។

លោកស្រី លី សោភា បានទទួលបរិញ្ញាបត្រ ផ្នែកនីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ២០០៤ ហើយក្នុងឆ្នាំដែលនេះ លោកស្រីក៏ ទទួលបានបរិញ្ញាបត្រ ជំនាញ គណនេយ្យ ពីមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម នៃវិទ្យាស្ថាន បច្ចេកវិទ្យា និងគ្រប់គ្រង (បច្ចុប្បន្នជា សាកលវិទ្យាល័យ ពុទ្ធសាស្ត្រ) ផងដែរ។ នៅឆ្នាំ២០០៧ លោកស្រីទទួលបានសញ្ញាបត្រ ថ្នាក់អនុបណ្ឌិត ជំនាញនីតិកម្ម ពីសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោកស្រីទទួលបានបរិញ្ញាបត្រ ផ្នែកការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) ពី Asian Institute of Chartered Bankers នៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០១៧។



សញ្ញាត្តិខ្មែរ

ចៀន វឌ្ឍនា

នាយកគ្រប់គ្រងហានិភ័យ

លោក ចៀន វឌ្ឍនា គឺជានាយកគ្រប់គ្រងហានិភ័យ របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដែលមានតួនាទីត្រួតពិនិត្យ លើការគ្រប់គ្រងហានិភ័យ និងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនិងផ្នែក អាជីវកម្មផ្សេងទៀត ព្រមទាំងក្រុមការងារហានិភ័យ របស់ស៊ីអាយអិមប៊ី គ្រប ដើម្បីបញ្ចូល និង បញ្ជាបវប្បធម៌ គ្រប់គ្រងហានិភ័យ នៅក្នុងធនាគារ។

លោក ចៀន វឌ្ឍនា គឺជាអ្នកចូលរួមដំបូងមួយរូប ក្នុងការបង្កើតក្រុមការងារគ្រប់គ្រងឥណទាន នៅក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងឆ្នាំ២០១០ ដែលត្រួតពិនិត្យមើលឥណទាន លើ គ្រប់ផ្នែកអាជីវកម្ម (សេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាកម្មហិរញ្ញវត្ថុ សាធារណៈ)។ លោកមានចំណេះដឹង និងបទពិសោធន៍ច្រើន លើផ្នែកគ្រប់គ្រងឥណទាន។ លោក បានពង្រឹងជំនាញរបស់ខ្លួនបន្ថែម ជាមួយនឹងការយល់ដឹង អំពីអតិថិជន និងវិស័យធនាគារ តាម រយៈការធ្វើការជាមួយក្រុមការងារគ្រប់គ្រងឥណទាន ក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ដែល ទទួលបន្ទុកត្រួតពិនិត្យសំណើសុំឥណទានទាំងអស់ ពីប្រទេសកម្ពុជា ថៃ និងម៉ាឡេស៊ី។

លោក ចៀន វឌ្ឍនា ត្រូវបានតែងតាំងជា ប្រធានគណៈកម្មការឥណទាន ដោយផ្អែកលើ បទពិសោធន៍ច្រើន ផ្នែកគ្រប់គ្រងឥណទាន អស់រយៈពេល ១៤ឆ្នាំ ក្នុងវិស័យធនាគារ។ លោក ផ្តល់នូវទិសដៅ និងការណែនាំ ដើម្បីរក្សា និងទាក់ទាញអតិថិជនល្អៗ ព្រមទាំងធានាឲ្យបាន នូវ គុណភាពឥណទាន ដែលធនាគារមាន។ ក្រៅពីនេះ លោកពិនិត្យមើលការគ្រប់គ្រងហានិភ័យ ប្រភេទផ្សេងទៀត ដែលរួមមានហានិភ័យប្រតិបត្តិការ ហានិភ័យទីផ្សារ និងហានិភ័យសាច់ប្រាក់ ងាយស្រួលជាដើម។ លោកទទួលបានបរិញ្ញាបត្រ ផ្នែកធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងបរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រគណិតវិទ្យា ហើយលោកក៏បានបញ្ចប់ការសិក្សាកម្មវិធីបណ្តុះបណ្តាល លើជំនាញ វាយតម្លៃឥណទាន របស់ CIMB-Omega និង Accelerated Universal Bankers Programme ពីសាកលវិទ្យាល័យ បច្ចេកវិទ្យា ណានយ៉ាង (Nanyang Technological University) ក្នុង ប្រទេសសិង្ហបុរី។



សញ្ជាតិខ្មែរ

ឈុន ពុទ្ធកុម្មុះវត្តិ នាយកប្រតិបត្តិ

លោកស្រី ឈុន ពុទ្ធកុម្មុះវត្តិ បានចូលបម្រើការងារ នៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងមុខតំណែងជា នាយកប្រតិបត្តិ នៅខែសីហា ឆ្នាំ២០១៧។ លោកស្រីទទួលបានបណ្ណបរិញ្ញាបត្រ ការងារគ្រប់គ្រង មេមុខងារប្រតិបត្តិ និងការងារទៅកាន់ក្រុមប្រឹក្សាភិបាល នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ ក្នុងមុខតំណែងនាយកប្រតិបត្តិ លោកស្រីត្រូវបានតែងតាំង ឱ្យទទួលខុសត្រូវ ក្នុងការងារទាំងឡាយ ដែលទាក់ទងនឹងផ្នែកប្រតិបត្តិ នៅក្នុងធនាគារ និងជាអ្នកទំនាក់ទំនង ចម្បង ជាមួយធនាគារជាតិ នៃកម្ពុជា និងអាជ្ញាធរដទៃទៀត។

លោកស្រី ឈុន ពុទ្ធកុម្មុះវត្តិ បានចាប់ផ្តើមអាជីពការងារជា សវនករ ក្នុងក្រុមហ៊ុនសវនកម្ម អន្តរជាតិមួយ ហើយបន្ទាប់មកលោកស្រីបានចាប់យកតួនាទីការងារ ផ្នែកប្រតិបត្តិ ក្នុងវិស័យ ហិរញ្ញវត្ថុ។ លោកស្រី មានបទពិសោធន៍ការងារជាង ២០ ឆ្នាំ ក្នុងវិស័យធនាគារ ជាមួយនឹងជំនាញ ផ្នែកប្រតិបត្តិ និងគ្រប់គ្រងហានិភ័យប្រតិបត្តិការ។ មុនពេលចូលបម្រើការងារ ក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកស្រី ធ្លាប់បម្រើការងារជា នាយកគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងគ្រប់គ្រងផ្ទៃក្នុង នៅធនាគារធំមួយ ក្នុងប្រទេសកម្ពុជា។

លោកស្រី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ បណ្ណសាស្ត្រ កម្ពុជា និង បញ្ចប់ការសិក្សា ផ្នែកប្រតិបត្តិ ពីវិទ្យាស្ថានធនាគារ និង ហិរញ្ញវត្ថុ។ បច្ចុប្បន្ន លោកស្រីកំពុងសិក្សាថ្នាក់គណនេយ្យករជាន់ខ្ពស់ (ACCA: Association of Chartered Certified Accountants) ពីស្ថាប័នមួយ ដែលទទួលបានសិទ្ធិជាផ្លូវការ ពី ចក្រភពអង់គ្លេស ក្នុងការបណ្តុះបណ្តាល ACCA នៅប្រទេសកម្ពុជា។



សញ្ជាតិខ្មែរ

លោក ខៀវ ឡានីន នាយកសវនកម្មផ្ទៃក្នុង

ក្នុងនាមជាអ្នកចូលរួមចំណែកមួយក្នុងគណៈកម្មាធិការគ្រប់គ្រងរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី នៅពេលបើកដំណើរការដំបូង ក្នុងឆ្នាំ២០១០ លោក ខៀវ ឡានីន ទទួលខុសត្រូវ លើ ការអភិវឌ្ឍ ពិនិត្យមើលផែនការសវនកម្ម យុទ្ធសាស្ត្រ ស្តង់ដារ និងគោលការណ៍ ព្រមទាំងការ គ្រប់គ្រងទូទៅ ក្នុងនាមសវនកម្មផ្ទៃក្នុង របស់ធនាគារ។

លោក ឡានីន បានចូលបម្រើការងារ ក្នុងវិស័យធនាគារ ជាពិសេសមុខងារ សវនកម្ម ជាមួយនឹងបទពិសោធន៍ជាង ១៧ឆ្នាំមកហើយ ដែលលោកមានសមត្ថភាព ក្នុងការបំពេញតួនាទី បានយ៉ាងល្អ និងជំនួយ ទៅដល់គណៈកម្មាធិការសវនកម្ម និងគណៈគ្រប់គ្រង ក្នុងការបង្កើត ការគ្រប់គ្រងចំណាយ ប្រកបដោយប្រសិទ្ធភាព ការវាយតម្លៃហានិភ័យ ការផ្តល់អនុសាសន៍ លើ វិធានការកាត់បន្ថយហានិភ័យ និងការធានាដំណើរការអភិបាលកិច្ច ឲ្យបានល្អប្រសើរ។

លោក ខៀវ ឡានីន បានទទួលបរិញ្ញាបត្រ ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ពីសាកលវិទ្យាល័យ បៀលប្រាយ។



របាយការណ៍ ហិរញ្ញវត្ថុ

- ៩០ របាយការណ៍ក្រុមប្រឹក្សាភិបាល
- ៩២ របាយការណ៍សវនករឯករាជ្យ
- ៩៤ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
- ៩៥ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ
- ៩៦ របាយការណ៍បម្រែបម្រួលមូលធន
- ៩៧ របាយការណ៍លំហូរសាច់ប្រាក់
- ៩៨ កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
- ១៥២ ព័ត៌មានហិរញ្ញវត្ថុបន្ថែមទៅតាមតម្រូវការ
របស់ធនាគារជាតិនៃកម្ពុជា



របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ហៅកាត់ថា «ធនាគារ») សូមដាក់ជូន
របាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដែលបានធ្វើសវនកម្មរួចហើយ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

អំពីធនាគារ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានបង្កើតឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ ហើយ
ធនាគារនេះ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលកាន់កាប់ទាំងស្រុងដោយ CIMB Bank Berhad
ដែលជាធនាគារមានអាជ្ញាប័ណ្ណចុះបញ្ជីអាជីវកម្ម នៅប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន CIMB Group
Holdings Berhad ដែលបានចុះបញ្ជីជាក្រុមហ៊ុនសាជីវកម្មសាធារណៈ នៅប្រទេសម៉ាឡេស៊ី គឺ
ជាក្រុមហ៊ុនមេចំបង។

សកម្មភាពអាជីវកម្មចម្បងៗ

សកម្មភាពអាជីវកម្មចម្បងៗរបស់ធនាគារ គឺការផ្តល់សេវាផ្នែកធនាគារជាច្រើនប្រភេទ និង
សេវាដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលប្រតិបត្តិការ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ឆ្នាំ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាត
និងលទ្ធផលលម្អិតផ្សេងៗ នៅលើទំព័រទី៩៥។

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មិនមានការប្រកាស ឬការបង់ភាគលាភទេ។

ដើមទុន

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរភាគទុនិករបស់ធនាគារទេ ។

ហ្វាន់ស៊ីលីដីហិរញ្ញវត្ថុអាក្រក់ និងសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែល
មានមូលដ្ឋាន សមរម្យ ពាក់ព័ន្ធនឹងការជម្រះបុរេប្រទាន និងឥណទានអាក្រក់ចេញពីបញ្ជី ឬការ
ធ្វើសំវិធានធនការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា
រាល់បុរេប្រទាន និងឥណទានអាក្រក់ទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបាន
កាត់ត្រាសំវិធានធនបាត់បង់គ្រប់គ្រាន់ សម្រាប់បុរេប្រទាន និងឥណទានអាក្រក់ និងសង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាល
ពុំបានដឹងពីកាលៈទេសៈណាមួយ ដែលនាំឲ្យចំនួនបុរេប្រទាន និងឥណទានអាក្រក់ដែលបានជម្រះ
ចេញពីបញ្ជី ឬ ចំនួនសំវិធានធន បុរេប្រទាន និងឥណទានអាក្រក់ និងសង្ស័យ ក្នុងរបាយការណ៍
ហិរញ្ញវត្ថុរបស់ធនាគារមានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែល
មានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មដែលទំនងជាមិនអាចទទួលបានមកវិញ

នៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ទៅតាមតម្លៃនៅក្នុងបញ្ជីរបស់ធនាគារ ត្រូវបានកាត់បន្ថយឲ្យ
ស្មើនឹងតម្លៃដែលរំពឹងថានឹងអាចលក់បាននៅលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាល
ពុំបានដឹងពីកាលៈទេសៈណាមួយ ដែលបណ្តាលឲ្យតម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
របស់ធនាគារ មានតម្លៃមិនត្រឹមត្រូវជាសារវន្តនោះទេ។

បំណុលយថាភាព និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ៖

- ក. មិនមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់ធនាគារដែលបានកើតឡើង ដោយសារការដាក់
បញ្ចាំ ដើម្បីការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីដំណាច់ឆ្នាំមក និង
- ខ. មិនមានបំណុលយថាភាពណាមួយរបស់ធនាគារដែលបានកើតឡើងចាប់តាំងពីដំណាច់ឆ្នាំ
មក ក្រៅពីបំណុលផ្សេងៗ នៅក្នុងដំណើរការអាជីវកម្មធនាគារធម្មតានោះទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗរបស់ធនាគារ
ដែលត្រូវបានទាមទារឲ្យសង ឬអាចនឹងត្រូវទាមទារឲ្យសង ក្នុងរយៈពេល១២ខែបន្ទាប់ពីដំណាច់ឆ្នាំ
ដែលនឹង ឬអាចនឹងមានផលប៉ះពាល់ជាសារវន្ត ដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ច
របស់ខ្លួន នៅថ្ងៃផុតកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ
ដែលមិនបានឆ្លុះបញ្ចាំង នៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែល
អាចបណ្តាលឲ្យចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានកំហុស
ឆ្គងជាសារវន្តនោះឡើយ។

ប្រតិបត្តិការដែលមានលក្ខណៈមិនធម្មតា

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ឆ្នាំហិរញ្ញវត្ថុនេះ
ពុំមានរងនូវផលប៉ះពាល់ជាសារវន្តពីគណនី ប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈ
ជាសារវន្ត និងខុសពីធម្មតានោះទេ។ តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ក្នុងចន្លោះពេលរវាង
ដំណាច់ឆ្នាំហិរញ្ញវត្ថុ មកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានគណនី ប្រតិបត្តិការ ឬ
ព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្តនិងខុសប្រក្រតីដែលទំនងជាមានផលប៉ះពាល់ជា
សារវន្ត ដល់លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ក្នុងឆ្នាំដែលរបាយការណ៍នេះត្រូវបានធ្វើឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបម្រើការក្នុងអំឡុងឆ្នាំ និងរហូតមកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាមដូចខាងក្រោម៖

Datuk Mohd Nasir Ahmad	ប្រធានក្រុមប្រឹក្សាភិបាល/ អភិបាលឯករាជ្យ និងមិនប្រតិបត្តិ (បានតែងតាំងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩)
បណ្ឌិត ម៉ី កល្យាណ	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ
លោកស្រី Aisyah Lam Binti Abdullah	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ
លោក Omar Siddiq Amin Noer Rashid	អភិបាលមិនឯករាជ្យ និងមិនប្រតិបត្តិ (បានតែងតាំងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩)
លោក Ahmad Shazli Kamarulzaman	អភិបាលមិនឯករាជ្យ និងមិនប្រតិបត្តិ (បានតែងតាំងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩)
លោក ប៊ុន យ៉ែន	អភិបាលប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ
Dato' Wira Zainal Abidin Mahamad Zain	ប្រធានក្រុមប្រឹក្សាភិបាល/ អភិបាលឯករាជ្យ និងមិនប្រតិបត្តិ (បានចូលនិវត្តនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩)
Dato' Shahrul Nazri Abdul Rahim	អភិបាលមិនឯករាជ្យ និងមិនប្រតិបត្តិ (បានលាល័យនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩)
លោក Yong Jiunn Run	អភិបាលមិនឯករាជ្យ និងមិនប្រតិបត្តិ (បានចូលនិវត្តនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩)
លោក Renzo Christopher Viegas	អភិបាលមិនឯករាជ្យ និងមិនប្រតិបត្តិ (បានលាល័យនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩)

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល
ចំពោះរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង និងបានបង្ហាញត្រឹមត្រូវ នូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា «CIFRS»)។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ តម្រូវឱ្យក្រុមប្រឹក្សាភិបាល ៖

- ១. ប្រើប្រាស់គោលការណ៍គណនេយ្យសមស្របដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ប្រមាណសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន បន្ទាប់ពីនោះត្រូវអនុវត្តគោលការណ៍ទាំងនោះឱ្យបានស៊ីសង្វាក់គ្នា។

- ២. អនុវត្តតាមការណាតត្រង់ដាច់ខាតរបស់ CIFRS ឬប្រសិនបើមានការប្រាសចាកណាមួយ ក្នុងការបង្ហាញឱ្យមានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់បរិមាណឱ្យបានត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

- ៣. រក្សាទុកបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។

- ៤. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃអាជីវកម្ម លើកលែងតែមានករណីមិនសមរម្យ ក្នុងការសន្មតថា ធនាគារអាចនឹងបន្តប្រតិបត្តិការអាជីវកម្ម នៅពេលអនាគតដ៏ខ្លី និង

- ៥. ត្រួតពិនិត្យ និងដឹកនាំធនាគារ ដោយចូលរួមលើរាល់ការសម្រេចចិត្តសំខាន់ៗទាំងអស់ ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការទាំងនេះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថាធនាគារបានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយព្រមទាំងកំណត់សម្គាល់ទាំងឡាយបានបង្ហាញត្រឹមត្រូវ នូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់របស់ធនាគារ សម្រាប់ដំណាច់ឆ្នាំដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។



លោក ប៊ុន យ៉ែន

អភិបាលប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០

របាយការណ៍សវនករឯករាជ្យ

ជូនភាគទុនិកធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ហៅកាត់ថា «ធនាគារ») បង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា «CIFRS»)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធន សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ រួមទាំងសេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិ ស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា «ស្តង់ដារសវនកម្ម»)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានណែនាំនូវទៀត នៅក្នុងកថាខណ្ឌ «ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ» នៅក្នុងរបាយការណ៍របស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្ម ដែលយើងខ្ញុំបានទទួលមានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជាមូលដ្ឋាន សម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីធនាគារ ដែលអនុលោមទៅតាមក្រមសីលធម៌សម្រាប់គណនេយ្យករវិជ្ជាជីវៈ ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិ(ហៅកាត់ថា «ក្រមសីលធម៌អន្តរជាតិ») និងអនុលោមទៅតាមក្រមសីលធម៌របស់វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (ហៅកាត់ថា «ក្រមសីលធម៌ វគសក»)។ យើងខ្ញុំបានបំពេញភារកិច្ច ក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដែលកំណត់ដោយ «ក្រមសីលធម៌អន្តរជាតិ» និង «ក្រមសីលធម៌ វគសក»។

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលយើងខ្ញុំទទួលបានគិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ រួមមានរបាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មានហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា ប៉ុន្តែព័ត៌មានទាំងនេះមិនមែនជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកររបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំ ចំពោះរបាយការណ៍ហិរញ្ញវត្ថុ ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗដែលបានរៀបរាប់ខាងលើ ដើម្បីពិចារណាថាព័ត៌មានផ្សេងៗទាំងនោះមានភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុ ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំ ផ្អែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពិក្របស្តង់ដារសារវន្តដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញ ទៅលើព័ត៌មានផ្សេងៗដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះយើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់ថ្នាក់គ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចរបាយការណ៍ហិរញ្ញវត្ថុ

ថ្នាក់គ្រប់គ្រងទទួលខុសត្រូវ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងបង្ហាញរបាយការណ៍ទាំងនោះឲ្យបានត្រឹមត្រូវដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលថ្នាក់គ្រប់គ្រងកំណត់ថា មានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យចៀសផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ថ្នាក់គ្រប់គ្រងទទួលខុសត្រូវ ក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យ សម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែថ្នាក់គ្រប់គ្រងគ្រោងនឹងបិទអាជីវកម្មរបស់ធនាគារ ឬបញ្ឈប់ប្រតិបត្តិការដោយមិនមានជម្រើស ប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកអភិបាលកិច្ច ត្រូវមានការទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផលថា របាយការណ៍ ហិរញ្ញវត្ថុទាំងមូលពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុស ឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនកម្មដែលមានមតិយោបល់របស់យើងខ្ញុំ។ ការអះអាង ដែលសមហេតុផល គឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថា សវនកម្មដែល បានធ្វើឡើងដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ច នូវការរាយការណ៍ ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការក្លែងបន្លំ ឬ កំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថា មានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុស នីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថាជះឥទ្ធិពលលើមូលដ្ឋាននៃការសម្រេច ចិត្ត ផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឲ្យយើងខ្ញុំប្រើប្រាស់ ការវិនិច្ឆ័យ និងរក្សាការងឿងឆ្ងល់ប្រកបដោយវិជ្ជាជីវៈ ក្នុងពេលបំពេញការងារសវនកម្មរបស់ យើងខ្ញុំ ហើយយើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអាច បណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយតាក់តែងនីតិវិធីសវនកម្ម និងធ្វើ សវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់ និងសមស្រប ដើម្បីធ្វើជាមូលដ្ឋាន សម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យ ដែលបណ្តាលមកពីការកមិនឃើញកំហុសជាសារវន្តពីការក្លែងបន្លំ វាមានទំហំធំជាងហានិភ័យ ដែលបណ្តាលមកពីកំហុសឆ្គងអចេតនា។ ការក្លែងបន្លំរួមមាន ការសមគំនិត ការក្លែងបន្លំ ឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីតាក់តែងនីតិវិធី សវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំទៅ លើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផល នៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធដែលថ្នាក់គ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់ មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់ ថ្នាក់គ្រប់គ្រង អាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន ថាតើវាមានភាពមិន ច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌ នានា អាចបណ្តាលឲ្យមានការសង្ស័យជាដុំកំរួន ទៅលើលទ្ធភាពរបស់ធនាគារ ក្នុងការបន្ត និរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានភាពមិនច្បាស់លាស់ ជាសារវន្តបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញ នៅក្នុងរបាយការណ៍សវនកម្ម ដើម្បី ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ចំពោះការលាតត្រដាងព័ត៌មាន នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងនោះ នៅមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំអាស្រ័យ

ទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន រហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍ សវនកម្មនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាក្នុងពេលអនាគត អាចបណ្តាលឲ្យធនាគារឈប់បន្តនិរន្តរភាពអាជីវកម្ម។

- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ រាប់ទាំងការ លាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថា របាយការណ៍ហិរញ្ញវត្ថុបង្ហាញពីប្រតិបត្តិការ និង ព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឲ្យមានការបង្ហាញត្រឹមត្រូវ។

យើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ច នូវបញ្ហាផ្សេងៗដូចជា ទំហំការងារ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងរាយការណ៍ពីភាពខ្វះខាតជា សារវន្តនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញ ក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

ជ. ក្រុមហ៊ុន PricewaterhouseCoopers (Cambodia) Ltd.



គុយ លីម
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម							
សាច់ប្រាក់ក្នុងដៃ	៥	៥៩.៩០៥.៣១៣	២៤៤.១១៤.១៥០	៧៨.៧១៨.២៣៦	៣១៦.២៨៩.៨៧២	១៧.៩០៤.៤០២	៧២.២៨០.០៧១
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	៦	១៩៩.៦៥៦.០៥០	៨១៣.៥៩៨.៤០៤	១២៧.៦៤២.៥១០	៥១២.៨៦៧.៦០៥	១១៨.៤៨២.១៦៤	៤៧៨.៣១២.៤៩៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៧	១៤.៣៨៩.៤៩៧	៥៨.៦៣៧.២០០	៨.៥២៦.៤៨៨	៣៤.២៥៩.៤២៩	៥៦.៣៣៨.១៧៩	២២៧.៤៣៧.២២៨
ឥណទាន និងបុរេប្រទានតាមផ្លូវដើមដករំលស់	៨	៦៩៣.៧៦៣.៩០៦	២.៨២៧.០៨៧.៩១៧	៥៣៩.៦៣៥.២២៦	២.១៦៨.២៥៤.៣៣៩	៤០២.៥៧៧.៤៥២	១.៦២៥.២០៥.១៧៣
ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល	៩	១១៤.៥២៦.១៨៤	៤៦៦.៦៩៤.២០០	៩២.១៦៦.៥៤៧	៣៧០.៣២៥.១៨៦	៧២.៣០៣.៦១០	២៩១.៨៨៩.៦៧៤
ទ្រព្យសម្បត្តិ និងបរិក្ខារ	១០	៥.២៩៤.៦០៩	២១.៥៧៥.៥៣២	៥.៤៣៧.៨៩៩	២១.៨៤៩.៤៧៨	៦.៥៧៨.៩៤០	២៦.៥៥៩.១៨១
ទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់	១១	២.៩៤៧.២៨៤	១២.០១០.១៨២	២.៧៨២.៩៩៧	១១.១៨១.៩២១	២.៩៦៨.៦៥១	១១.៩៨៤.៤៤៤
ទ្រព្យសកម្មអរូបី	១២	១.៣៧៦.២២៧	៥.៦០៨.១២៥	៦១៦.៩៧៦	២.៤៧៩.០១០	៤២០.៥៩១	១.៦៩៧.៩២៦
ពន្ធនាគារទ្រព្យសកម្ម	១៣	១.៩២៥.១០០	៧.៨៤៤.៧៨២	១.៤៥១.៦៦៨	៥.៨៣២.៨០២	១.០៤១.៨៧៥	៤.២០៦.០៤៩
ទ្រព្យសកម្មផ្សេងៗ	១៤	៤.៨៧៣.២៤០	១៩.៨៥៨.៤៥៣	៣.៩៤៣.៩៨២	១៥.៨៤៦.៩១៩	២.៥៦៣.២៤៥	១០.៣៤៧.៨២០
ទ្រព្យសកម្មសរុប		១.០៩៨.៦៥៧.៤១០	៤.៤៧៧.០២៨.៩៤៥	៨៦០.៩២២.៤៨៩	៣.៤៥៩.១៨៦.៥៦១	៦៨១.១៧៩.១០៩	២.៧៤៩.៩២០.០៦២
បំណុល និងមូលធន							
បំណុល							
ប្រាក់បញ្ញើរបស់ធនាគារ	១៥	៤១.៩៧៨.៩៤៦	១៧១.០៦៤.២០៥	២៩.១០០.៩៦៧	១១៦.៩២៧.៦៨៥	១៨.៤១១.៥៥១	៧៤.៣២៧.៤៣២
ប្រាក់បញ្ញើរបស់អតិថិជន	១៦	៧៩០.៧៨៣.២១៤	៣.២២២.៤៤១.៥៩៧	៦៨៤.៤៩៨.៨៦៣	២.៧៥០.៣១៦.៤៣១	៥៤៤.៨៤៩.៩៦៣	២.១៩៩.៥៥៩.៣០០
ប្រាក់កម្ចី	១៧	៧៤.៤៧៧.៤៦០	៣០៣.៤៩៥.៦៥០	១០.២៣៨.៤៥៨	៤១.១៣៨.១២៤	-	-
អនុបំណុល	១៨	៣៧.៣១៦.៤៧៩	១៥២.០៦៤.៦៥២	៧.០៦៨.៤៦៦	២៨.៤០១.០៩៦	៧.០៦៨.៤៦៦	២៨.៥៣៥.៣៩៧
បំណុលកតិសន្យា	១០	៥.៦៣៦.០១២	២២.៩៦៦.៧៤៩	៥.៧១៦.២១៦	២២.៩៦៧.៧៥៦	៦.៧៥៨.៧១៥	២៧.២៨៤.៩៣២
បំណុលពន្ធ លើប្រាក់ចំណូលក្នុងឆ្នាំ	២៨	៤.៥៤៨.៥៤៨	១៨.៥១៩.០៣៣	៣.១៩២.៧៦១	១២.៨២៨.៥១៤	១.៨២១.១៦៧	៧.៣៥២.០៥១
អត្ថប្រយោជន៍បុគ្គលិក	១៩	២.០៧៥.៣៧៩	៨.៤៨៧.១៦៩	១.៦២៧.៣៤៨	៦.៥៣៨.៦៨៤	១.០៥៦.១៥៥	៤.២៦៣.៦៩៨
បំណុលផ្សេងៗ	២០	២៥.៦៤៣.០៧៣	១០៤.៤៩៩.៥២១	២១.៤៨៩.៥៣៧	៨៦.៣៤៤.៩៦០	២២.៤៧៥.១៤៥	៩០.៧៣២.១៦១
បំណុលសរុប		៩៨២.៤៥៥.១១១	៤.០០៣.៥០៤.៥៧៦	៧៦២.៩៣២.៦១៦	៣.០៦៥.៤៦៣.២៥០	៦០២.៤៤១.១៦២	២.៤៣២.០៥៤.៩៧១
មូលធន							
ដើមទុន	២១	៧៥.០០០.០០០	៣០៥.៦២៥.០០០	៧៥.០០០.០០០	៣០១.៣៥០.០០០	៦២.៥០០.០០០	២៥២.៣១២.៥០០
ប្រាក់ចំណេញរក្សាទុក		៣៣.៩៥៧.៣៧៥	១៣៧.៣៧២.៩០៦	១៧.០៩៨.១៥៧	៦៩.០៥៩.៣៥៥	១២.៨៣៦.៣៩៦	៥១.៨២០.៥៣០
ទុនបម្រុងតាមច្បាប់	២២	៧.២៤៤.៩២៤	២៩.២៨៧.៩៧៧	៥.៨៩១.៧១៦	២៣.៨០៤.៧៧៨	៣.៤០១.៥៥១	១៣.៧៣២.០៦១
ទុនបម្រុងផ្សេងៗ		-	១.២៣៨.៤៨៦	-	(៤៩០.៨២២)	-	-
មូលធនសរុប		១១៦.២០២.២៩៩	៤៧៣.៥២៤.៣៦៩	៩៧.៩៨៩.៨៧៣	៣៩៣.៧២៣.៣១១	៧៨.៧៣៧.៩៤៧	៣១៧.៨៦៥.០៩១
បំណុល និងមូលធនសរុប		១.០៩៨.៦៥៧.៤១០	៤.៤៧៧.០២៨.៩៤៥	៨៦០.៩២២.៤៨៩	៣.៤៥៩.១៨៦.៥៦១	៦៨១.១៧៩.១០៩	២.៧៤៩.៩២០.០៦២

កំណត់សម្គាល់ ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៩៨ ដល់ទំព័រទី ១៥១ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	២៣	៤៨.៩០៣.៤៨៦	១៩៨.១៥៦.៩២៥	៣៧.០៤៦.៣៤១	១៤៩.៨៥២.៤៥០
ចំណាយការប្រាក់	២៣	(១៦.៤៩៥.២៣៦)	(៦៦.៨៣៨.៦៩៦)	(១២.១៣៨.១៥៥)	(៤៩.០៩៨.៨៣៧)
ចំណូលការប្រាក់សុទ្ធ	២៣	៣២.៤០៨.២៥០	១៣១.៣១៨.២២៩	២៤.៩០៨.១៨៦	១០០.៧៥៣.៦១៣
ចំណូលកម្រៃជើងសារ	២៤	៦.៨៩៦.១៨១	២៧.៩៤៣.៣២៥	៥.២៥៨.៦០១	២១.២៧១.០៤១
ចំណាយកម្រៃជើងសារ	២៤	(១.៣៨៧.៥៩៥)	(៥.៦២២.៥៣៥)	(១.១៦៥.០៨៦)	(៤.៧១២.៧៧៣)
ចំណូលកម្រៃជើងសារសុទ្ធ	២៤	៥.៥០៨.៥៨៦	២២.៣២០.៧៩០	៤.០៩៣.៥១៥	១៦.៥៥៨.២៦៨
ខាតពីការថយចុះតម្លៃឥណទាន	២៥	(៦៥៥.២៤៣)	(២.៦៥៥.០៤៥)	១៤.៣៩២	៥៨.២១៦
ចំណូលប្រតិបត្តិការផ្សេងៗ		១.១៣៧.៧៤៣	៤.៦១០.១៣៥	៩៦២.៩៨៣	៣.៨៩៥.១០៥
ចំណេញ/(ខាត)ផ្សេងៗ - សុទ្ធ		២០.៤០៤	៨២.៦៧៧	(១០៣.៦៤៤)	(៤១៩.២៤០)
ចំណូលប្រតិបត្តិការផ្សេងៗសុទ្ធ		៥០២.៩០៤	២.០៣៧.៧៦៧	៨៧៣.៦៩១	៣.៥៣៤.០៨១
ចំណាយ					
ចំណាយបុគ្គលិក	២៦	(៩.៤០១.៩៦២)	(៣៨.០៩៦.៧៥០)	(៧.៤៧៦.៥៦៦)	(៣០.២៤២.៧១០)
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	២៧	(២.១៥៧.៧៩០)	(៨.៧៤៣.៣៦៥)	(២.១៨៥.៧៩៦)	(៨.៨៤១.៥៤៥)
ចំណាយប្រតិបត្តិការផ្សេងៗ	២៨	(៣.៩៩៧.៨៤១)	(១៦.១៩៩.២៥២)	(៣.៨៨៨.៧៥១)	(១៥.៧២៩.៩៩៧)
		(១៥.៥៥៧.៥៩៣)	(៦៣.០៣៩.៣៦៧)	(១៣.៥៥១.១១៣)	(៥៤.៨១៤.២៥២)
ចំណេញមុនពន្ធ លើប្រាក់ចំណូល		២២.៨៦២.១៤៧	៩២.៦៣៧.៤១៩	១៦.៣២៤.២៧៩	៦៦.០៣១.៧១០
ចំណាយពន្ធ លើប្រាក់ចំណូល	២៩	(៤.៦៤៩.៧២១)	(១៨.៨៤០.៦៦៩)	(៣.២៧២.៣៥៣)	(១៣.២៣៦.៦៦៨)
ចំណេញក្នុងឆ្នាំ		១៨.២១២.៤២៦	៧៣.៧៩៦.៧៥០	១៣.០៥១.៩២៦	៥២.៧៩៥.០៤២
លទ្ធផលលម្អិតផ្សេងៗ៖					
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ក្នុងចំណេញ-ខាត					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	១.៧២៩.៣០៨	-	(៤៩០.៨២២)
លទ្ធផលលម្អិតផ្សេងៗក្នុងឆ្នាំ កាត់កងជាមួយពន្ធ		-	១.៧២៩.៣០៨	-	(៤៩០.៨២២)
លទ្ធផលលម្អិតផ្សេងៗសរុបក្នុងឆ្នាំ		១៨.២១២.៤២៦	៧៥.៥២៦.០៥៨	១៣.០៥១.៩២៦	៥២.៣០៤.២២០
ចំណេញរបស់៖					
ម្ចាស់ធនាគារ		១៨.២១២.៤២៦	៧៣.៧៩៦.៧៥០	១៣.០៥១.៩២៦	៥២.៧៩៥.០៤២
លទ្ធផលលម្អិតសរុបរបស់៖					
ម្ចាស់ធនាគារ		១៨.២១២.៤២៦	៧៥.៥២៦.០៥៨	១៣.០៥១.៩២៦	៥២.៣០៤.២២០

កំណត់សម្គាល់ ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៩៨ ដល់ទំព័រទី ១៥១ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	ដើមទុន		ប្រាក់ចំណេញរក្សាទុក		ទុនបម្រុងតាមច្បាប់		ទុនបម្រុងផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនៅ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដែលបានរាយការណ៍ក្នុងត្រីមុន	៦២.៥០០.០០០	២៥២.៣១២.៥០០	១៤.២០៧.៩០៣	៥៧.៣៥៧.៣០៤	-	-	-	-	៧៦.៧០៧.៩០៣	៣០៩.៦៦៩.៨០៤
ផលប៉ះពាល់ពីការអនុវត្តគោល ការណ៍គណនេយ្យថ្មីលើកដំបូង (កំណត់សម្គាល់ ៤)	-	-	(១.៣៧១.៥០៧)	(៥.៥៣៦.៧៧៤)	៣.៤០១.៥៥១	១៣.៧៣២.០៦១	-	-	២.០៣០.០៤៤	៨.១៩៥.២៨៧
សមតុល្យដែល បានរាយការណ៍ឡើងវិញ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨	៦២.៥០០.០០០	២៥២.៣១២.៥០០	១២.៨៣៦.៣៩៦	៥១.៨២០.៥៣០	៣.៤០១.៥៥១	១៣.៧៣២.០៦១	-	-	៧៨.៧៣៧.៩៤៧	៣១៧.៨៦៥.០៩១
ចំណេញក្នុងឆ្នាំ (បានរាយការណ៍ឡើងវិញ *)	-	-	១៣.០៥១.៩២៦	៥២.៧៩៥.០៤២	-	-	-	-	១៣.០៥១.៩២៦	៥២.៧៩៥.០៤២
លទ្ធផលលម្អិតផ្សេងៗ (បានរាយការណ៍ឡើងវិញ *)	-	-	-	-	-	-	(៤៩០.៨២២)	-	(៤៩០.៨២២)	(៤៩០.៨២២)
លទ្ធផលលម្អិតសរុបក្នុងឆ្នាំ (បានរាយការណ៍ឡើងវិញ *)	-	-	១៣.០៥១.៩២៦	៥២.៧៩៥.០៤២	-	-	-	(៤៩០.៨២២)	១៣.០៥១.៩២៦	៥២.៣០៤.២២០
ប្រតិបត្តិការជាមួយភាគទុននិក ក្នុងនាមជាភាគទុននិក										
ការបោះផ្សាយភាគហ៊ុន	៦.២០០.០០០	២៥.០៧៩.០០០	-	-	-	-	-	-	៦.២០០.០០០	២៥.០៧៩.០០០
ការផ្ទេរប្រាក់ចំណេញរក្សាទុក ទៅដើមទុន	៦.៣០០.០០០	២៥.៤៨៣.៥០០	(៦.៣០០.០០០)	(២៥.៤៨៣.៥០០)	-	-	-	-	-	-
ការផ្ទេរទៅទុនបម្រុងតាមច្បាប់ (កំណត់សម្គាល់ ២២)	-	-	(២.៤៩០.១៦៥)	(១០.០៧២.៧១៧)	២.៤៩០.១៦៥	១០.០៧២.៧១៧	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១.៥២៥.០០០)	-	-	-	-	-	-	-	(១.៥២៥.០០០)
ប្រតិបត្តិការសរុបជាមួយភាគទុននិក	១២.៥០០.០០០	៤៥.០៣៧.៥០០	(៨.៧៩០.១៦៥)	(៣៥.៥៥៦.២១៧)	២.៤៩០.១៦៥	១០.០៧២.៧១៧	-	-	៦.២០០.០០០	២៣.៥៥៤.០០០
សមតុល្យនៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ (បានរាយការណ៍ឡើងវិញ *)	៧៥.០០០.០០០	៣០១.៣៥០.០០០	១៧.០៩៨.១៥៧	៦៩.០៥៩.៣៥៥	៥.៨៩១.៧១៦	២៣.៨០៤.៧៧៨	-	(៤៩០.៨២២)	៩៧.៩៨៩.៨៧៣	៣៩៣.៧២៣.៣១១
សមតុល្យដែល បានរាយការណ៍ឡើងវិញ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩	៧៥.០០០.០០០	៣០១.៣៥០.០០០	១៧.០៩៨.១៥៧	៦៩.០៥៩.៣៥៥	៥.៨៩១.៧១៦	២៣.៨០៤.៧៧៨	-	(៤៩០.៨២២)	៩៧.៩៨៩.៨៧៣	៣៩៣.៧២៣.៣១១
ចំណេញក្នុងឆ្នាំ	-	-	១៨.២១២.៤២៦	៧៣.៧៩៦.៧៥០	-	-	-	-	១៨.២១២.៤២៦	៧៣.៧៩៦.៧៥០
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	១.៧២៩.៣០៨	-	១.៧២៩.៣០៨
លទ្ធផលលម្អិតសរុបក្នុងឆ្នាំ	-	-	១៨.២១២.៤២៦	៧៣.៧៩៦.៧៥០	-	-	-	១.៧២៩.៣០៨	១៨.២១២.៤២៦	៧៥.៥២៦.០៥៨
ប្រតិបត្តិការជាមួយភាគទុននិក ក្នុងនាមជាភាគទុននិក៖										
ដើមទុនបន្ថែមបានបង់	-	-	-	-	-	-	-	-	-	-
ការផ្ទេរទៅទុនបម្រុងតាមច្បាប់ (កំណត់សម្គាល់ ២២)	-	-	(១.៣៥៣.២០៨)	(៥.៤៨៣.១៩៩)	១.៣៥៣.២០៨	៥.៤៨៣.១៩៩	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៤.២៧៥.០០០	-	-	-	-	-	-	-	៤.២៧៥.០០០
ប្រតិបត្តិការសរុបជាមួយភាគទុននិក	-	៤.២៧៥.០០០	(១.៣៥៣.២០៨)	(៥.៤៨៣.១៩៩)	១.៣៥៣.២០៨	៥.៤៨៣.១៩៩	-	-	-	៤.២៧៥.០០០
សមតុល្យនៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	៧៥.០០០.០០០	៣០៥.៦២៥.០០០	៣៣.៩៥៧.៣៧៥	១៣៧.៣៧២.៩០៦	៧.២៤៤.៩២៤	២៩.២៨៧.៩៧៧	-	១.២៣៨.៤៨៦	១១៦.២០២.២៩៩	៤៧៣.៥២៤.៣៦៩

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៩៨ ដល់ទំព័រទី ១៥១ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

		២០១៩		២០១៨	
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់ចេញពីប្រតិបត្តិការ	៣១	(៦១.២២១.៣០៩)	(២៤៧.៨៩៥.១៧២)	(១៣.៤២៤.១៨០)	(៥៤.៣០០.៨០៧)
ការប្រាក់បានទទួល		៤៧.៦២៩.២៥២	១៩២.៩៩៣.៧២៩	៣៦.២៥៨.៨៥៤	១៤៦.៦៦៧.០៦៤
ការប្រាក់បានបង់		(១៤.៤៧១.៤៥០)	(៥៨.៦៣៨.៣១៥)	(១១.៣១៤.១២៦)	(៤៥.៧៦៥.៦៤០)
ពន្ធលើប្រាក់ចំណូលបានបង់	២៩	(៣.៧៧១.៣៦៦)	(១៥.២៨១.៥៧៥)	(២.៣១០.៥៥២)	(៩.៣៤៦.១៨៣)
មូលនិធិសោធននិវត្តន៍បុគ្គលិកបានបង់	១៩	(១៥៣.៧៤៩)	(៦២២.៩៩១)	(៧១.០៨០)	(២៨៧.៥១៩)
សាច់ប្រាក់សុទ្ធបានប្រើក្នុងសកម្មភាពប្រតិបត្តិការ		(៣១.៩៨៨.៦២២)	(១២៩.៤៨៤.៣២៤)	(៩.១៣៨.៩១៦)	(៣៦.៩៦៦.៩១៥)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ទ្រព្យបញ្ចាំជាសាច់ប្រាក់លើប្រាក់កម្ចី		(៧៤.៤៧៦.០០០)	(៣០១.៧៧៦.៧៥២)	(១២.២៣៤.០០០)	(៤៩.៤៨៦.៥៣០)
ប្រាក់តម្កល់ធានាលើដើមទុន		-	-	(១.២៥០.០០០)	(៥.០៥៦.២៥០)
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ		(១.០២៤.៥៥៦)	(៤.១៥១.៥០១)	(៨០៤.៩៧៣)	(៣.២៥៦.១១៦)
ការទិញទ្រព្យសកម្មអរូបី		(៦៧៤.៦៩៧)	(២.៧៣៣.៨៧២)	(៤០២.៥៩២)	(១.៦២៨.៤៨៥)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		១១.៤៥៣	៤៦.៤០៨	៣៤.៨៣៨	១៤០.៩២០
សាច់ប្រាក់សុទ្ធបានប្រើក្នុងសកម្មភាពវិនិយោគ		(៧៦.១៦៣.៨០០)	(៣០៨.៦១៥.៧១៧)	(១៤.៦៥៦.៧២៧)	(៥៩.២៨៦.៤៦១)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីការចេញផ្សាយដើមទុន		-	-	៦.២០០.០០០	២៥.០៧៩.០០០
សាច់ប្រាក់បានពីប្រាក់កម្ចី	១៧	១២៨.០៥៣.៩៨៨	៥១៨.៨៧៤.៧៥៩	១០.១៥៩.២៨៣	៤១.០៩៤.៣០០
ការទូទាត់សងប្រាក់កម្ចី	១៧	(៦៤.៣៤៨.២៤០)	(២៦០.៧៣៩.០៦៨)	-	-
សាច់ប្រាក់បានពីអនុបំណុល	១៨	៣០.០០០.០០០	១២១.៥៦០.០០០	-	-
ប្រាក់ដើមនៃការទូទាត់ភតិសន្យា		(១.១១៦.៦៩៣)	(៤.៥២៤.៨៤០)	(១.០៤២.៤៩៩)	(៤.២១៦.៩០៨)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពហិរញ្ញប្បទាន		៩២.៥៨៩.០៥៥	៣៧៥.១៧០.៨៥១	១៥.៣១៦.៧៨៤	៦១.៩៥៦.៣៩២
(តំហាយ)/កំណើនសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		(១៥.៥៦៣.៣៦៧)	(៦២.៨៨៩.១៩០)	៩.៧៩៨.៩៧៣	៣៩.៦៣៦.៨៤៦
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមឆ្នាំ		១៩៨.៨៣៤.៩០២	៧៩៨.៩១៨.៦៣៦	១៨៩.០៣៥.៩២៩	៧៦៣.១៣៨.០៤៥
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	១០.៨០២.០៦០	-	(៣.៨៥៦.២៥៥)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដំណាច់ឆ្នាំ	៣០	១៨៣.២៧១.៥៣៥	៨០៩.៧២០.៦៩៦	១៨៩.០៣៥.៩២៩	៧៥៩.២៨១.៧៩០

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៩៨ ដល់ទំព័រទី ១៥១ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

១. ព័ត៌មានទូទៅ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ត្រូវបានបង្កើតឡើង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ ដោយវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០១០៥២៤ ចេញដោយក្រសួងពាណិជ្ជកម្ម និងបានចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០។ ធនាគារគឺជាក្រុមហ៊ុនបុគ្គលិកដែលកាន់កាប់ទាំងស្រុងដោយ CIMB Bank Berhad ដែលជាធនាគារមានអាជ្ញាប័ណ្ណចុះបញ្ជីអាជីវកម្ម នៅប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន CIMB Group Holdings Berhad ដែលបានចុះបញ្ជីជាក្រុមហ៊ុនសាជីវកម្មសាធារណៈ នៅប្រទេសម៉ាឡេស៊ី គឺជាក្រុមហ៊ុនមេធំបង្អស់។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺពាក់ព័ន្ធនឹងអាជីវកម្មធនាគារគ្រប់ទិដ្ឋភាពទាំងអស់ និងផ្តល់សេវាផ្សេងៗដែលពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។ ធនាគារបានទទួលអាជ្ញាប័ណ្ណប្រកបអាជីវកម្មធនាគារដែលចេញដោយធនាគារជាតិនៃកម្ពុជា (ហៅកាត់ថា «ធនាគារកណ្តាល») នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១០។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅផ្ទះលេខ ២០AB មហាវិថី ព្រះនរោត្តម កែងផ្លូវលេខ ១១៨ សង្កាត់ ផ្សារចាស់ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

ក្រុមប្រឹក្សាភិបាលបានអនុម័តឲ្យចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ

គោលការណ៍គណនេយ្យសំខាន់ៗដែលបានប្រើប្រាស់ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញខាងក្រោម។ គោលការណ៍ទាំងនេះ ត្រូវបានអនុវត្តយ៉ាងមានសង្គតិភាពគ្រប់ឆ្នាំដែលបានដាក់បង្ហាញទាំងអស់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៩ ក្រុមប្រឹក្សាភិបាលគណនេយ្យ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឲ្យប្រើស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា «CIFRS») ដែលផ្អែកទាំងស្រុង ទៅតាមស្តង់ដារទាំងអស់ ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (ហៅកាត់ថា «IASB») រួមទាំងបំណកស្រាយ និងវិសោធនកម្មពាក់ព័ន្ធផ្សេងៗ ចំពោះស្តង់ដារនីមួយៗដែលអាចកើតមានឡើងក្នុងកាលៈទេសៈជាក់លាក់ណាមួយ ដោយការបន្ថែមពាក្យ «កម្ពុជា»។ អង្គភាពដែលមានការទទួលខុសត្រូវជាសាធារណៈ ត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនឲ្យស្របទៅតាម CIFRS សម្រាប់ការិយបរិច្ឆេទគណនេយ្យដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១២ ឬការិយបរិច្ឆេទគណនេយ្យ បន្ទាប់ពីនេះ។ សាកលវិទ្យាល័យ ០៨៦ សហវ.កជគ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២ ដែលចេញដោយក្រុមប្រឹក្សាភិបាលគណនេយ្យ បានអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុពន្យារពេលការអនុវត្ត CIFRS រហូតដល់ការិយបរិច្ឆេទគណនេយ្យដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ឬការិយបរិច្ឆេទគណនេយ្យបន្ទាប់ពីនេះ។

យោងតាមសាកលវិទ្យាល័យ ០៨៨ សហវ.កជគ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ដែលចេញដោយក្រុមប្រឹក្សាភិបាលគណនេយ្យ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ពន្យារពេលអនុវត្ត CIFRS រហូតដល់ការិយបរិច្ឆេទគណនេយ្យដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ឬការិយបរិច្ឆេទគណនេយ្យបន្ទាប់ពីនេះ។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ដែលផ្អែកទាំងស្រុងទៅតាមស្តង់ដារទាំងអស់ដែលបានចេញផ្សាយដោយ ក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ រួមទាំងបំណកស្រាយ និងវិសោធនកម្មផ្សេងៗ ដែលអាចកើតមានក្នុងកាលៈទេសៈណាមួយ ចំពោះស្តង់ដារនីមួយៗ។

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំតាមវិធីសាស្ត្រថ្លៃដើម។

របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ គឺជារបាយការណ៍ហិរញ្ញវត្ថុលើកដំបូងដែលត្រូវបានរៀបចំដោយអនុលោមទៅតាម CIFRS។ ក្នុងការអនុវត្ត CIFRS លើកដំបូង ធនាគារបានរៀបចំការពន្យល់ពីការផ្លាស់ប្តូរពីគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និង ស្តង់ដារគណនេយ្យកម្ពុជា («CAS») មកអនុវត្ត CIFRS នៅក្នុងកំណត់សម្គាល់ ៤ ។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលស្របទៅតាម CIFRS តម្រូវឲ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យជាក់លាក់សំខាន់ៗ។ ហើយភារកិច្ចត្រូវឲ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍ គណនេយ្យនេះផងដែរ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យឬភាពស្មុគស្មាញក្នុងកម្រិតខ្ពស់ ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មានមានលក្ខណៈជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានលាតត្រដាង នៅក្នុងកំណត់សម្គាល់ ៣ ។

២.២ ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយដែលធនាគារមិនទាន់បានអនុវត្ត

ធនាគារមិនបានអនុវត្តមុនកាលកំណត់ នូវស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយដែលត្រូវបានចេញផ្សាយរួច ប៉ុន្តែមិនទាន់ចាំបាច់ត្រូវអនុវត្ត សម្រាប់ការិយបរិច្ឆេទរបាយការណ៍ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ទេ។ ធនាគារមិនរំពឹងថា ស្តង់ដារទាំងនេះមានផលប៉ះពាល់ជាសារវន្តលើមូលធនរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទរបាយការណ៍នេះ និងការិយបរិច្ឆេទរបាយការណ៍ នាពេលអនាគត និងចំពោះប្រតិបត្តិការ នាពេលអនាគតខាងមុខនេះទេ។

២.៣ ការប្តូររូបិយប័ណ្ណ

i) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានវាស់តម្លៃដោយប្រើប្រាស់រូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចចម្បងដែលធនាគារធ្វើប្រតិបត្តិការ (ហៅកាត់ថា «រូបិយប័ណ្ណគោល»)។ ប្រាក់ដុល្លារអាមេរិកឆ្លុះបញ្ចាំងខ្លឹមសារសេដ្ឋកិច្ចនៃព្រឹត្តិការណ៍ និងស្ថានភាពជាមូលដ្ឋានរបស់ធនាគារ។ ដូចនេះរបាយការណ៍ហិរញ្ញវត្ថុនេះត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោល និងរូបិយប័ណ្ណ សម្រាប់បង្ហាញរបស់ធនាគារ។

ii) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណបរទេស ត្រូវបានកត់ត្រាប្តូរទៅជារូបិយប័ណ្ណគោល ដោយប្រើអត្រាប្តូរប្រាក់ នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីប្រតិបត្តិការទាំងនេះ និងពីការប្តូរទ្រព្យសកម្មនិងបំណុលរូបិយវត្ថុជារូបិយប័ណ្ណបរទេសផ្សេងៗត្រូវបានកត់ត្រានៅក្នុងចំណេញ-ខាត។

ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណដែលពាក់ព័ន្ធនឹងប្រាក់កម្ចី ត្រូវបានដាក់បង្ហាញនៅក្នុងចំណេញ-ខាត ក្នុងខ្ទង់ចំណាយការប្រាក់។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណផ្សេងៗទៀតទាំងអស់ត្រូវបានដាក់បង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាតតាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធក្នុងខ្ទង់ ចំណេញ/(ខាត) - ផ្សេងៗ។

iii) ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម តម្រូវឲ្យមានការកត់ត្រាប្តូរចំនួនទឹកប្រាក់ ក្នុងរបាយការណ៍ហិរញ្ញវត្ថុពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល។ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ និងលំហូរសាច់ប្រាក់ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរ ប្រចាំឆ្នាំ។ ទ្រព្យសកម្មនិងបំណុលដែលបានដាក់បង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ និងមូលធនរបស់ភាគទុនិក ត្រូវបានប្តូរដោយប្រើអត្រាថ្ងៃបិទបញ្ជី នាការលបរិច្ឆេទរាយការណ៍។ លម្អៀងពីការប្តូរមូលធនភាគទុនិកត្រូវបានកត់ត្រាផ្ទាល់ក្នុងមូលធនហើយរាល់លម្អៀងពីការប្តូរផ្សេងៗ ទៀតទាំងអស់ ត្រូវបានកត់ត្រាក្នុងលទ្ធផលលម្អិតផ្សេងៗ។

ធនាគារបានប្រើអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយធនាគារកណ្តាល។ គិតត្រឹម កាលបរិច្ឆេទរាយការណ៍ អត្រាប្តូរសម្រាប់ឆ្នាំនេះ គឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៥២ រៀល (២០១៨ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៤៥ រៀល) ហើយអត្រាបិទបញ្ជីគឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៧៥រៀល (២០១៨ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤.០១៨រៀល)។

ចំពោះការដាក់បង្ហាញតាម CIFRS 1 គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ អត្រាប្តូរគឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៤៥ រៀល ហើយអត្រាបិទបញ្ជីគឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៣៧រៀល។

២.៤ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងការដាក់បង្ហាញរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់មិនជាប់កម្រិត នៅធនាគារកណ្តាល និងធនាគារ ផ្សេងៗ និងការវិនិយោគសាច់ប្រាក់ងាយស្រួលរយៈពេលខ្លីដែលមានរយៈពេលកំណត់ថិរខែ ឬតិច ជាងថិរខែ ដែលធនាគារអាចមានលទ្ធភាពពេញលេញ ក្នុងការដកសាច់ប្រាក់ ក្នុងគោលបំណង នៅពេលចាំបាច់ និងមានហានិភ័យបម្រែបម្រួលតម្លៃតិចតួច។

ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ត្រូវបានកត់ត្រាតាម ថ្លៃដើមដករំលស់ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ឥណទានវិបារបន្តត្រូវបានដាក់បង្ហាញ ជាបំណុល នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

២.៥ ទ្រព្យសកម្មហិរញ្ញវត្ថុ

(ក) ចំណាត់ថ្នាក់

ធនាគារបែងចែកទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនជាទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដក រំលស់ រួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ ប្រាក់នៅធនាគារកណ្តាល និងធនាគារ ផ្សេងៗ ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់ និង ទ្រព្យសកម្មផ្សេងៗ។

ការធ្វើចំណាត់ថ្នាក់នេះគឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់ធនាគារក្នុងការគ្រប់គ្រងទ្រព្យសកម្ម ហិរញ្ញវត្ថុ និងលក្ខខណ្ឌ ក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

ធនាគារបានធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនតាមថ្លៃដើមដករំលស់ តែក្នុងករណី ដែលស្របតាមលក្ខណៈវិនិច្ឆ័យដូចខាងក្រោមប៉ុណ្ណោះ ៖

- ទ្រព្យសកម្មដែលត្រូវបានកាន់កាប់ក្នុងគំរូអាជីវកម្ម ដែលមានគោលបំណង ដើម្បីប្រមូលលំហូរ សាច់ប្រាក់ក្នុងកិច្ចសន្យា និង
- លក្ខខណ្ឌក្នុងកិច្ចសន្យាដែលនាំឲ្យមានកាលបរិច្ឆេទដាក់លាក់នានាចំពោះលំហូរសាច់ប្រាក់ដែល ជាការទូទាត់ប្រាក់ដើម និងការប្រាក់ទាំងស្រុង ទៅលើចំនួនប្រាក់ដើមដែលនៅមិនទាន់ទូទាត់។

(ខ) ការកត់ត្រា និងការឈប់កត់ត្រា

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រា នៅពេលដែលធនាគារក្លាយជាភាគីមួយ ក្នុងកិច្ចសន្យា នៃឧបករណ៍ណាមួយ។ ការទិញ និងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុតាមបញ្ជីបាយធម្មតា ត្រូវបាន កត់ត្រា នាការលបរិច្ឆេទជួញដូរ ជាការលបរិច្ឆេទដែលធនាគារធ្វើការទិញ ឬលក់ទ្រព្យសកម្ម។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេឈប់កត់ត្រា នៅពេលដែលសិទ្ធិ ក្នុងការទទួលលំហូរសាច់ប្រាក់ ពីទ្រព្យសកម្មនោះបានហួសកាលកំណត់ ឬត្រូវបានផ្ទេរ ហើយធនាគារបានផ្ទេរនូវរាល់ហានិភ័យ ជាសារវន្ត និងផលកម្មសិទ្ធិទាំងអស់។ ចំណេញ ឬខាតពីការឈប់កត់ត្រាទ្រព្យសកម្មហិរញ្ញវត្ថុដែល ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានកត់ត្រានៅក្នុងចំណេញ-ខាត នៅពេលដែលទ្រព្យ សកម្មហិរញ្ញវត្ថុត្រូវបានគេឈប់កត់ត្រា។

(គ) ការវាស់វែង

នាពេលកត់ត្រាលើកដំបូង ធនាគារវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្រប ឬក៏បន្ថែម ជាមួយនឹងចំណាយប្រតិបត្តិការផ្សេងៗ ដែលបានចំណាយផ្ទាល់ ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ក្នុងករណីដែលទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានវាស់វែងតាមតម្លៃសមស្រប ក្នុងចំណេញ-ខាត (FVPL) ។ ចំណាយប្រតិបត្តិការនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានកត់ត្រាតាម FVPL ត្រូវបានកត់ត្រាជាចំណាយក្នុងចំណេញ-ខាត។ បន្ទាប់ពីការកត់ត្រាលើកដំបូងភ្លាម សំវិធានធន សម្រាប់ការថយចុះតម្លៃឥណទានរំពឹងទុក (ECL) ត្រូវបានកត់ត្រាសម្រាប់ទ្រព្យសកម្មដែលត្រូវ បានវាស់វែងតាមថ្លៃដើមដករំលស់ ដែលធ្វើឲ្យមានការខាតតាមគណនេយ្យមួយ ដែលត្រូវបាន កត់ត្រាក្នុងចំណេញ-ខាត នៅពេលទ្រព្យសកម្មមួយត្រូវបានបង្កើតឡើងថ្មី។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានដេរីវេទីវ ត្រូវបានគេគិតទៅលើចំនួនរបស់វាទាំងស្រុង នៅពេល ធ្វើការកំណត់លំហូរសាច់ប្រាក់របស់វា សម្រាប់ការទូទាត់ប្រាក់ដើម និងការប្រាក់ទាំងស្រុង។

ឧបករណ៍បំណុល

ការវាស់វែងឧបករណ៍បំណុល គឺអាស្រ័យទៅលើគំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រង ទ្រព្យសកម្ម និងលក្ខណៈនៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មនោះ។ ធនាគារធ្វើចំណាត់ថ្នាក់ ឧបករណ៍បំណុលរបស់ខ្លួនជាទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមថ្លៃដើមដករំលស់។

ថ្លៃដើមដករំលស់៖ ទ្រព្យសកម្មដែលត្រូវបានកាន់កាប់ សម្រាប់ការប្រមូលលំហូរសាច់ប្រាក់ ក្នុងកិច្ចសន្យាដែលលំហូរសាច់ប្រាក់នោះ គឺជាការទូទាត់ប្រាក់ដើម និងការប្រាក់ទាំងស្រុង (SPPI) ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ តម្លៃយោងនៃទ្រព្យសកម្មទាំងនេះ ត្រូវបានកែតម្រូវទៅតាមសិទ្ធិធនការខាតបង់ឥណទានរំពឹងទុកដែលបានកត់ត្រា។ ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះត្រូវបានដាក់បញ្ចូល នៅក្នុងចំណូលការប្រាក់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

ចំពោះឥណទានផ្តល់ឲ្យបុគ្គលិកសម្រាប់ទិញផ្ទះ ដែលមានអត្រាការប្រាក់ទាបជាងអត្រាទីផ្សារ ត្រូវបានកត់ត្រាលើកដំបូងតាមតម្លៃបច្ចុប្បន្ន នៃការទូទាត់សាច់ប្រាក់ នាពេលអនាគត និងធ្វើអប្បបរមាតាមអត្រាការប្រាក់លើទីផ្សារនៃឥណទានប្រហាក់ប្រហែលគ្នា។ ចំនួនលម្អៀងរវាងសាច់ប្រាក់បានបង់ និងតម្លៃបច្ចុប្បន្ននៃសាច់ប្រាក់ត្រូវទទួលបានក្នុងពេលអនាគត ត្រូវបានកត់ត្រាជាបុរេប្រទានអត្ថប្រយោជន៍បុគ្គលិក ក្នុងខ្ទង់ទ្រព្យសកម្មផ្សេងៗ។

(ឃ) ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ

ធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ នៅពេលដែលគំរូអាជីវកម្ម សម្រាប់ការគ្រប់គ្រងទ្រព្យសកម្មរបស់ខ្លួន មានការប្រែប្រួល។

(ង) ការថយចុះតម្លៃ

ធនាគារវាយតម្លៃការខាតឥណទានរំពឹងទុក («ECL») តាមមូលដ្ឋានរំពឹងទុក ទៅថ្ងៃអនាគតដែលទាក់ទងជាមួយនឹងឧបករណ៍បំណុលរបស់ខ្លួនដែលវាស់វែងតាមថ្លៃដើមដករំលស់ ព្រមទាំងហានិភ័យដែលកើតពីកិច្ចសន្យាផ្តល់ឥណទាន (រួមទាំង ឥណទានវិបារូបន៍ និងហ្វាស៊ីលីតីដែលអាចប្រើប្រាស់ឡើងវិញ) និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ។ ធនាគារកត់ត្រាសិទ្ធិធនការ សម្រាប់ការខាតបង់ ចំពោះការខាតប្រភេទនេះ នាកាលបរិច្ឆេទរាយការណ៍។ ការវាស់វែង ECL ឆ្លុះបញ្ចាំងពី៖

- ចំនួនលម្អៀង និងចំនួនដែលបានឆ្លងប្របាប ដែលត្រូវបានកំណត់ដោយធ្វើការវាយតម្លៃលើលទ្ធភាពដែលអាចកើតឡើងមួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង
- ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចរកបាន ដោយពុំចាំបាច់មានការចំណាយ និងការខំប្រឹងប្រែងលើសលប់ នាកាលបរិច្ឆេទរាយការណ៍ អំពីព្រឹត្តិការណ៍នាពេលអនាគត ពេលបច្ចុប្បន្ន និងការព្យាករណ៍អំពីលក្ខខណ្ឌ នាពេលអនាគត

ធនាគារបានអនុវត្តវិធីសាស្ត្របីដំណាក់កាល ចំពោះការវាស់វែងការខាតឥណទានរំពឹងទុកសម្រាប់ប្រភេទដូចខាងក្រោម៖

- ឧបករណ៍បំណុលដែលវាស់វែងតាមថ្លៃដើមដករំលស់ និង
- កិច្ចសន្យាផ្តល់ឥណទាន (រួមទាំង ឥណទានវិបារូបន៍ដែលមិនទាន់បានដកប្រាក់ និងហ្វាស៊ីលីតីអាចប្រើប្រាស់ឡើងវិញ) និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

អនុវត្តវិធីសាស្ត្របីដំណាក់កាល ផ្អែកទៅលើបម្រែបម្រួលហានិភ័យឥណទាន ចាប់តាំងពីការកត់ត្រាលើកដំបូង៖

(i) ដំណាក់កាលទី ១៖ ECL ១២ខែ

ដំណាក់កាលទី១ រួមបញ្ចូលនូវទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមានកំណើនហានិភ័យឥណទានគួរឲ្យកត់សម្គាល់ ចាប់តាំងពីការកត់ត្រាលើកដំបូង ឬមានហានិភ័យឥណទានកម្រិតទាប នាកាលបរិច្ឆេទរាយការណ៍។ ECL ១២ខែ ត្រូវបានកត់ត្រា ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(ii) ដំណាក់កាលទី ២៖ ECL ពេញមួយអាយុកាល – មិនមានការថយចុះតម្លៃឥណទាន

ដំណាក់កាលទី ២ រួមមាន ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង (លើកលែងតែមានហានិភ័យឥណទានទាបនាកាលបរិច្ឆេទរាយការណ៍) ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញពីការថយចុះតម្លៃ។ ECL ពេញមួយអាយុកាលត្រូវបានកត់ត្រា ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(iii) ដំណាក់កាលទី ៣៖ ECL ពេញមួយអាយុកាល – មានការថយចុះតម្លៃឥណទាន

ដំណាក់កាលទី ៣ រួមមាន ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងបង្ហាញពីការថយចុះតម្លៃ នាកាលបរិច្ឆេទរាយការណ៍។ ECL ពេញមួយអាយុកាលត្រូវបានកត់ត្រា ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

២.៦ បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុត្រូវបានកត់ត្រា នៅពេលដែលធនាគារក្លាយជាភាគីមួយ នៅក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ បំណុលហិរញ្ញវត្ថុរបស់ធនាគាររួមមាន ប្រាក់បញ្ញើរបស់ធនាគារ ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី អនុបំណុលនិងបំណុលហិរញ្ញវត្ថុផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានកត់ត្រាលើកដំបូងតាមតម្លៃសមស្រប ដកចំណាយប្រតិបត្តិការចំពោះបំណុលប្រតិបត្តិការទាំងអស់ដែលមិនវាស់វែងតាមតម្លៃសមស្រប ក្នុងចំណេញ-ខាត។

បំណុលហិរញ្ញវត្ថុដែលមិនត្រូវបានចាត់ថ្នាក់តាមតម្លៃសមស្រប ក្នុងចំណេញ-ខាត ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ បំណុលហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់មានដូចជា ប្រាក់បញ្ញើរបស់ធនាគារ ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី អនុបំណុល និងបំណុលផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានគេយកកត់ត្រា នៅពេលដែលវាត្រូវបានបង្វិលអស់ ឬបើមិនដូច្នោះទេវាត្រូវបានព្រមព្រៀងឲ្យបញ្ឈប់ការសងប្រាក់តទៅទៀត។

២.៧ កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

កិច្ចសន្យាផ្តល់ឥណទាន (រួមមាន ឥណទានវិបារូបន៍ដែលមិនទាន់បានដកប្រាក់ និងហ្វាស៊ីលីតីអាចប្រើប្រាស់ឡើងវិញ) ដែលធនាគារបានផ្តល់ត្រូវបានវាស់វែងតាមចំនួនសិទ្ធិធនការបានបង់។ ធនាគារមិនបានផ្តល់កិច្ចសន្យាផ្តល់ឥណទានណាមួយ ដែលមានអត្រាការប្រាក់ទាបជាងអត្រាទីផ្សារទេ ឬកិច្ចសន្យាដែលអាចត្រូវបានទូទាត់ ជាសាច់ប្រាក់សុទ្ធ ឬតាមរយៈការផ្តល់ ឬការចេញឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតទេ។

ចំពោះកិច្ចសន្យាផ្តល់ឥណទាន (រួមមាន ឥណទានវិបារូបន៍ដែលមិនទាន់បានដកប្រាក់ និងហ្វាស៊ីលីតីដែលអាចប្រើប្រាស់ឡើងវិញ) ការខាតឥណទានរំពឹងទុកត្រូវបានកត់ត្រាជាសិទ្ធិធនការ (ដែលត្រូវបានដាក់បង្ហាញ ក្នុងបំណុលផ្សេងៗ)។ ទោះជាយ៉ាងណាក៏ដោយ ចំពោះកិច្ចសន្យាដែលរួមបញ្ចូលទាំងឥណទាន និងកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ហើយដែលធនាគារមិនអាចកំណត់ការខាតឥណទានរំពឹងទុកដាច់ដោយឡែក ចំពោះកិច្ចសន្យាឥណទានដែលមិនទាន់ដកប្រាក់ត្រូវបានកត់ត្រារួមគ្នា ក្នុងសិទ្ធិធនការបានបង់។ ក្នុងករណីដែលការខាតឥណទានរំពឹងទុករួមបញ្ចូលគ្នា លើសពីចំនួនតម្លៃយោងដុលរបស់ឥណទាន នោះការខាតឥណទានរំពឹងទុកត្រូវបានកត់ត្រាជាសិទ្ធិធនការ។

កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ គឺជាកិច្ចសន្យាទាំងឡាយណាដែលតម្រូវឲ្យអ្នកចេញផ្សាយការធានា ធ្វើការទូទាត់ជាក់លាក់មួយ ដើម្បីផ្តល់សំណងទៅអ្នកកាន់កាប់ ចំពោះការខាតបង់ដែលកើតមានឡើង ដោយសារកូនបំណុលណាមួយមិនបានសងបំណុល នៅពេលដល់ថ្ងៃកំណត់ដោយអនុលោមទៅតាមលក្ខខណ្ឌនៃឧបករណ៍បំណុលនោះ។ ការធានាផ្នែកហិរញ្ញវត្ថុប្រភេទនេះ គឺត្រូវបានផ្តល់ឲ្យធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអង្គភាពផ្សេងៗ ជំនួសគ្រឹះស្ថានទាំងនេះដើម្បីធានាលើឥណទាន ឥណទានវិបារូបន៍ និងហ្វាស៊ីលីតធនាគារផ្សេងៗ។

ការធានាផ្នែកហិរញ្ញវត្ថុត្រូវបានកត់ត្រាលើកដំបូង ក្នុងរបាយការណ៍ហិរញ្ញវត្ថុ តាមតម្លៃសមស្របនាកាលបរិច្ឆេទផ្តល់ការធានានោះ។ ការធានាត្រូវបានព្រមព្រៀងតាមលក្ខខណ្ឌស្ម័គ្រចិត្តស្មើភាពគ្នា ហើយតម្លៃបុព្វលាភដែលបានព្រមព្រៀងមានចំនួនប្រហាក់ប្រហែលនឹងតម្លៃនៃកាតព្វកិច្ចក្នុងការធានា។ បុព្វលាភដែលត្រូវទទួលបាននាពេលអនាគតមិនត្រូវបានកត់ត្រាទេ។ បន្ទាប់មកកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុត្រូវបានវាស់វែងតាមចំនួនណាមួយដែលខ្ពស់ជាងគេ រវាងចំនួនដែលត្រូវបានកំណត់ដោយផ្អែកទៅតាមគំរូការខាតឥណទានរំពឹងទុក ក្រោម CIFRS 9 ស្តីពី «ឧបករណ៍ហិរញ្ញវត្ថុ» និងចំនួនដែលត្រូវបានកត់ត្រាលើកដំបូងដកនឹងចំនួនប្រាក់ចំណូលបង្គរ ដែលត្រូវបានកត់ត្រាដោយផ្អែកទៅតាមគោលការណ៍របស់ CIFRS 15 ស្តីពី «ប្រាក់ចំណូលពីកិច្ចសន្យាជាមួយអតិថិជន» ទៅតាមការសមស្រប។

ការប៉ាន់ស្មានត្រូវបានកំណត់ ដោយផ្អែកទៅតាមបទពិសោធន៍ នៃប្រតិបត្តិការប្រហាក់ប្រហែលគ្នា និងប្រវត្តិនៃការខាតបង់ ក្នុងត្រីមាសមក និងបូកបន្ថែមជាមួយនឹងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង។ ចំណូលកម្រៃសោហ៊ុយដែលរកបាន ត្រូវបានកត់ត្រាតាមមូលដ្ឋានថេរ អាស្រ័យទៅតាមអាយុកាលនៃការធានានោះ។

កំណើនបំណុលដែលពាក់ព័ន្ធនឹងការធានា ត្រូវបានរាយការណ៍ នៅក្នុងចំណេញ-ខាត ក្នុងខ្ទង់ចំណាយប្រតិបត្តិការ។

២.៨ ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធបន្ទាប់ពីកាត់កង ត្រូវបានរាយការណ៍ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានសិទ្ធិតាមផ្លូវច្បាប់ ក្នុងការកាត់កងចំនួនទឹកប្រាក់ដែលបានកត់ត្រា ហើយធនាគារមានបំណងនឹងទូទាត់តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ ឬមានបំណងកត់ត្រាទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

២.៩ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ។ ថ្លៃដើមរួមមានចំណាយផ្ទាល់ផ្សេងៗ ដែលបានចំណាយក្នុងការទិញទ្រព្យនោះ។

ចំណាយបន្តបន្ទាប់ផ្សេងៗត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ ឬត្រូវបានកត់ត្រាជាទ្រព្យដាច់ដោយឡែកតាមការសមស្រប តែនៅពេលដែលមានភាពប្រាកដថាផលប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគតនៃទ្រព្យនោះនឹងហូរចូលមក ក្នុងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានវាស់វែងគួរឲ្យជឿជាក់បានតែប៉ុណ្ណោះ។ រាល់ចំណាយលើការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាបន្ទុក នៅក្នុងចំណេញ-ខាត ក្នុងឆ្នាំហិរញ្ញវត្ថុដែលប្រតិបត្តិការនោះកើតឡើង។

ទ្រព្យសម្បត្តិ និងបរិក្ខារ កំពុងដំណើរការមិនត្រូវបានដករំលស់ទេ។ ការដករំលស់លើទ្រព្យសម្បត្តិនិងបរិក្ខារ ត្រូវបានកត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត តាមមូលដ្ឋានថេរ អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យសកម្មនីមួយៗ និងទៅតាមអត្រាប្រចាំឆ្នាំ ដូចខាងក្រោម៖

អត្រារំលស់	
ការកែលម្អលើទ្រព្យជួល	២០% ឬ ចំរើរណនៃកិច្ចសន្យាជួល ប្រសិនបើវាខ្លីជាង
បរិក្ខារការិយាល័យ	១០% ទៅ ២០%
បរិក្ខារកុំព្យូទ័រ	២០% ទៅ ៣៣%
យានយន្ត	២០%

ការដករំលស់លើទ្រព្យសម្បត្តិកំពុងដំណើរការ ចាប់ផ្តើមឡើងនៅពេលដែលទ្រព្យសកម្មមានភាពរួចរាល់ សម្រាប់ការប្រើប្រាស់។ អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មត្រូវបានត្រួតពិនិត្យ និងកែតម្រូវតាមការសមស្រប នាដំណាច់កាលបរិច្ឆេទរាយការណ៍។

ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មណាមួយ លើសពីតម្លៃដែលអាចស្រង់មកវិញបាន វាត្រូវបានកត់ត្រាបន្ថយភ្លាមឲ្យនៅត្រឹមតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់ និងតម្លៃយោង ហើយត្រូវបានកត់ត្រា នៅក្នុងចំណេញ-ខាត។

២.១០ ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីដែលរួមមានអាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ និងចំណាយពាក់ព័ន្ធផ្សេងៗ ត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្គរ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។ អាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើមដែលបានកើតឡើង ក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។ ថ្លៃដើមត្រូវបានដករំលស់ក្នុងរយៈពេលបីឆ្នាំ តាមវិធីសាស្ត្ររំលស់ថេរ លើកលែងតែអាជ្ញាប័ណ្ណ សម្រាប់កម្មវិធីធនាគារ ដែលមានអាយុកាលប្រើប្រាស់ដប់ឆ្នាំ។

ចំណាយនានាពាក់ព័ន្ធនឹងការថែរក្សាទ្រព្យសកម្មអរូបី ត្រូវបានកត់ត្រាជាចំណាយ នៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

២.១១ ការថយចុះតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មទាំងឡាយណាដែលមានអាយុកាលប្រើប្រាស់មិនកំណត់ មិនត្រូវបានដករំលស់ទេ និងត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំរកការថយចុះតម្លៃរបស់វា នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថា តម្លៃយោងរបស់វា នឹងមិនអាចស្រង់មកវិញបាន។ ការខាតបង់បណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកត់ត្រាតាមចំនួនលម្អៀង រវាងតម្លៃយោងនៃទ្រព្យនោះ ធៀបជាមួយតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់មកវិញបាន គឺជាតម្លៃមួយណាដែលខ្ពស់ជាងគេ រវាងតម្លៃសមស្របនៃទ្រព្យនោះ ដកចំណាយក្នុងការលក់ចេញ និងតម្លៃនៅប្រើប្រាស់។ ក្នុងការប៉ាន់ស្មានរកការថយចុះតម្លៃ ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមតូចៗបំផុត ដែលគេអាចកំណត់លំហូរសាច់ប្រាក់របស់វា ដាច់ដោយឡែកពីគ្នា ដែលវាមានឯករាជ្យទាំងស្រុង ពីលំហូរសាច់ប្រាក់ចូលរបស់ទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មដទៃ (ក្រុមបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលមានការថយចុះតម្លៃ ត្រូវបានត្រួតពិនិត្យរកមើលលទ្ធភាព ក្នុងការកត់ត្រាការថយចុះតម្លៃត្រឡប់ទៅវិញ នៅរៀងរាល់ដំណាច់ការិយបរិច្ឆេទរាយការណ៍នីមួយៗ។

ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត ក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះបានកើតឡើង។ ការកត់ត្រាត្រឡប់មកវិញនៃការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកត់ត្រាក្នុងចំណេញ-ខាត ទៅតាមចំនួនតម្លៃយោងនៃទ្រព្យសកម្មនោះ ដែលមិនលើសតម្លៃយោងដែលបានកំណត់ កាត់កងជាមួយនឹងរំលស់ ប្រសិនបើមិនបានកត់ត្រាការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។

២.១២ ភតិសន្យា

ធនាគារជាតិកម្ពុជា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារវាយតម្លៃថាតើកិច្ចសន្យានោះ ឬខ្លឹមសាររបស់វាជា ភតិសន្យាដែរឬទេ។ កិច្ចសន្យាមួយ ឬ ខ្លឹមសារនៃកិច្ចសន្យាមួយ ត្រូវបានចាត់ទុកថាជាភតិសន្យា ប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិ ក្នុងការគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានកំណត់ មួយ ក្នុងរយៈពេលណាមួយ ជាថ្នូរនឹងការបង់ប្រាក់។

កិច្ចសន្យាអាចមានទាំងធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា។ ធនាគារបានបែងចែក សាច់ប្រាក់ ក្នុងកិច្ចសន្យា ជាធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា អាស្រ័យថ្លៃឈ្នួលដែល ពាក់ព័ន្ធរបស់វា។

លក្ខខណ្ឌក្នុងភតិសន្យាត្រូវបានចរចាឡើងវិញតាមមូលដ្ឋានដាច់ដោយឡែក និងមានលក្ខខណ្ឌ ខុសៗពីគ្នា។ កិច្ចព្រមព្រៀងភតិសន្យាមិនបានបណ្តាលឲ្យមានកិច្ចសន្យាណាមួយ ក្រៅពី អត្ថប្រយោជន៍ដែលបានធានា នៅក្នុងទ្រព្យសកម្មភតិសន្យាដែលត្រូវបានកាន់កាប់ដោយភាគី ម្ចាស់ជួលនោះទេ។ ទ្រព្យសកម្មដែលត្រូវបានជួល អាចនឹងមិនត្រូវបានប្រើប្រាស់ ជាទ្រព្យធានា ក្នុងការខ្ចីប្រាក់ទេ។

ភតិសន្យាត្រូវបានកត់ត្រាជាទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងជាបំណុលពាក់ព័ន្ធ នាការបរិច្ឆេទដែលទ្រព្យសកម្មដែលបានជួល មានភាពរួចរាល់សម្រាប់ប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតពីភតិសន្យា ត្រូវបានកត់ត្រាជាដំបូងតាមមូលដ្ឋានតម្លៃ បច្ចុប្បន្ន។

(i) បំណុលភតិសន្យា

បំណុលភតិសន្យារួមបញ្ចូល នូវតម្លៃបច្ចុប្បន្នសុទ្ធនៃការទូទាត់ភតិសន្យាថេរ (រួមទាំង ការ បង់ប្រាក់ថេរផ្សេងៗ) ដកនឹងការលើកទឹកចិត្តផ្សេងៗ សម្រាប់ការជួលដែលត្រូវទទួលបាន។

ការទូទាត់ភតិសន្យាដែលត្រូវធ្វើឡើងក្រោមជម្រើសដែលអាចពន្យាររយៈពេលបាន ប្រកប ដោយភាពសមហេតុផល ត្រូវបានរួមបញ្ចូលនៅក្នុងការវាស់វែងបំណុល។

ការទូទាត់ភតិសន្យាត្រូវបានធ្វើអប្បបរមា ដោយប្រើអត្រាជាក់ស្តែង ក្នុងភតិសន្យា។ ប្រសិនបើ អត្រាការប្រាក់មិនអាចកំណត់បាន ដោយភាពងាយស្រួលនោះ ដែលជាទូទៅចំពោះករណី ភតិសន្យា នៅក្នុងក្រុមហ៊ុនរួម អត្រាកំណើនប្រាក់កម្ចីរបស់ភាគីអ្នកជួលត្រូវបានប្រើប្រាស់ ហើយ វាគឺជាអត្រាដែលភាគីអ្នកជួលនីមួយៗត្រូវចំណាយ ដើម្បីទទួលបានប្រាក់កម្ចី ដែលមានភាព ចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃប្រហាក់ប្រហែលនឹងទ្រព្យសកម្មដែលមាន សិទ្ធិប្រើប្រាស់ នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នា ជាមួយនឹងលក្ខខណ្ឌ និងការធានា ប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចី ធនាគារអាចធ្វើទៅបានដោយប្រើហិរញ្ញប្បទានភាគីទីបី ដែលទទួលបានពីភាគីអ្នកជួលនីមួយៗ គឺជាចំណុចចាប់ផ្តើម ហើយកែតម្រូវលើការផ្លាស់ប្តូរ លក្ខខណ្ឌហិរញ្ញប្បទាន ចាប់តាំងពីហិរញ្ញប្បទានភាគីទីបីទទួលបាន។

ការទូទាត់ភតិសន្យាត្រូវបានបែងចែក រវាងប្រាក់ដើម និងចំណាយការប្រាក់។ ចំណាយការ ប្រាក់ត្រូវបានកត់ត្រាជាបន្ទុក ក្នុងចំណេញ-ខាត ក្នុងរយៈពេលនៃភតិសន្យានោះ ដើម្បី បង្កើតអត្រាការប្រាក់ថេរតាមកាលកំណត់មួយ លើចំនួនសមតុល្យបំណុលដែលនៅសល់ ក្នុង ការិយបរិច្ឆេទនីមួយៗ។

(ii) ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ត្រូវបានកត់ត្រាជាដំបូងតាមថ្លៃដើម ដែលរួមមាន៖

- ចំនួនទឹកប្រាក់នៃបំណុលភតិសន្យាដែលបានវាស់វែងលើកដំបូង
- ការទូទាត់ភតិសន្យាណាមួយដែលបានធ្វើឡើង នៅកាលបរិច្ឆេទចាប់ផ្តើម ឬមុនកាលបរិច្ឆេទ ចាប់ផ្តើម ដកការលើកទឹកចិត្តផ្សេងៗដែលទទួលបានពីការជួល

- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយសម្រាប់ការជួសជុលឡើងវិញ ប្រសិនបើមាន

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ជាទូទៅត្រូវបានដករំលស់តាមមូលដ្ឋានរំលស់ថេរ លើ រយៈពេលណាមួយដែលខ្លីជាងគេ រវាងអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម និងរយៈពេលជួល។ ប្រសិនបើធនាគារមានបំណងដាក់លាក់ដ៏សមហេតុផលក្នុងការទិញ នោះទ្រព្យសកម្មដែលមាន សិទ្ធិប្រើប្រាស់នោះត្រូវបានដករំលស់ លើអាយុកាលប្រើប្រាស់ មូលដ្ឋានរបស់ទ្រព្យសកម្មនោះ។ បន្ទាប់មកទៀត ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ និង ការខាតដែលបណ្តាលមកពីការថយចុះតម្លៃបង្ក ប្រសិនបើមាន។

(iii) ការទូទាត់ភតិសន្យា ក្រោមការលើកលែងផ្សេងៗ

ការទូទាត់នានាដែលពាក់ព័ន្ធនឹងភតិសន្យាដែលមានរយៈពេលខ្លី ត្រូវបានកត់ត្រាតាមមូលដ្ឋាន ថេរជាចំណាយ នៅក្នុងចំណេញ-ខាត។ ភតិសន្យាដែលមានរយៈពេលខ្លីរួមមាន ការជួលទីតាំង សម្រាប់ដាក់បរិក្ខារ។

ក្នុងការអនុវត្ត CIFRS លើកដំបូង ធនាគារបានអនុវត្តជម្រើស ក្នុងការលើកលែងចំពោះ ភតិសន្យា។ សូមយោងទៅកំណត់សម្គាល់ ៤ សម្រាប់ការផ្ទេរមកអនុវត្ត CIFRS ។

២.១៣ ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូល គឺជាចំនួនប្រាក់ពន្ធត្រូវបង់ លើប្រាក់ចំណូលជាប់ពន្ធ ក្នុង ការិយបរិច្ឆេទបច្ចុប្បន្ន ផ្អែកទៅតាមអត្រាពន្ធលើប្រាក់ចំណូលដែលចូលធរមាន និងធ្វើនិយ័តកម្ម ទៅតាមបម្រែបម្រួលពន្ធពន្យារទ្រព្យសកម្ម និងបំណុលពន្ធពន្យារ ដែលបណ្តាលឲ្យមានលម្អៀង បណ្តោះអាសន្ន និងការខាតពន្ធដែលមិនបានប្រើប្រាស់។

ចំណាយពន្ធលើប្រាក់ចំណូលក្នុងត្រីមាសត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធ ដែលបាន អនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាការបរិច្ឆេទរាយការណ៍ នៅក្នុងប្រទេស ដែលធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើតប្រាក់ចំណេញជាប់ពន្ធ។

ពន្ធពន្យារត្រូវបានកត់ត្រាសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុល លើចំនួន លម្អៀងបណ្តោះអាសន្ន រវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់វា នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធពន្យារត្រូវបានកំណត់ដោយប្រើអត្រាពន្ធតាមច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាការបរិច្ឆេទរាយការណ៍។

ពន្ធពន្យារទ្រព្យសកម្មត្រូវបានកត់ត្រា លុះត្រាតែមានភាពប្រាកដថា នឹងមានប្រាក់ចំណេញ ជាប់ពន្ធ នាពេលអនាគត សម្រាប់យកលម្អៀងបណ្តោះអាសន្នមកប្រើប្រាស់។ ពន្ធពន្យារទ្រព្យ សកម្មត្រូវបានត្រួតពិនិត្យ នៅរៀងរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ ហើយត្រូវបាន កាត់បន្ថយទៅតាមចំនួន ដែលទំនងជាមិនមានប្រាក់ចំណេញជាប់ពន្ធត្រូវបានកត់ត្រា។

ពន្ធពន្យារទ្រព្យសកម្មត្រូវបានកាត់កងជាមួយនឹងបំណុលពន្ធពន្យារ ប្រសិនបើមានសិទ្ធិតាមផ្លូវ ច្បាប់ដើម្បីកាត់កងបំណុលពន្ធក្នុងឆ្នាំជាមួយនឹងពន្ធទ្រព្យសកម្មក្នុងឆ្នាំ ហើយប្រសិនបើវាទាក់ទងនឹង ពន្ធលើប្រាក់ចំណូលដែលកំណត់ដោយអាជ្ញាធរពន្ធដារតែមួយ ទៅលើអង្គភាពជាប់ពន្ធតែមួយ។

ពន្ធក្នុងឆ្នាំ និងពន្ធពន្យារត្រូវបានកត់ត្រា នៅក្នុងចំណេញ-ខាត លើកលែងតែវាពាក់ព័ន្ធ ជាមួយនឹងខ្ទង់ផ្សេងៗដែលបានកត់ត្រាផ្ទាល់ ក្នុងលទ្ធផលលម្អិតផ្សេងៗ ឬក្នុងមូលធន។ ក្នុង ករណីនេះ ពន្ធត្រូវបានកត់ត្រា ក្នុងលទ្ធផលលម្អិតផ្សេងៗ ឬត្រូវបានកត់ត្រាផ្ទាល់ ក្នុងមូលធនដែរ។

២.១៤ សំវិធានធន

សំវិធានធនត្រូវបានកត់ត្រា នៅពេលដែលមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោល ដែលជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ហើយវាទំនងជាអាចតម្រូវឲ្យមានការចំណាយ ធនធាន ដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយចំនួនទឹកប្រាក់ត្រូវបានប៉ាន់ស្មានគួរឲ្យជឿជាក់បាន។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញ ដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ ដោយគិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចទាំងមូល។ សំវិធានធនត្រូវបានកត់ត្រា ទោះបីជាកម្រិតនៃលំហូរចេញ ដើម្បីទូទាត់កាតព្វកិច្ចនោះមានចំនួនតូចក៏ដោយ។

សំវិធានធនត្រូវបានគណនាតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាបុនបង់ពន្ធ ដើម្បីឆ្លុះបញ្ចាំងការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់ គិតតាមពេលវេលា និងហានិភ័យដាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានកត់ត្រាជាចំណាយការប្រាក់។

២.១៥ ទុនបម្រុងតាមច្បាប់

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបានតម្រូវឲ្យគណនាសំវិធានធនតាមច្បាប់ អនុលោមទៅតាមប្រកាសលេខ ធ៧-០១៧-៣៤៤ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំលេខ ធ៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី «ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយកែរមិន»។ ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្គរ ផ្អែកតាម CIFRS 9 នោះ «ការបំពេញបន្ថែម - topping up» នឹងត្រូវបានកត់ត្រាជាទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មកទុនបម្រុងត្រូវបានកត់ត្រាត្រឡប់ទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនស្មើគ្នា ឬ ទាបជាងការថយចុះតម្លៃបង្គរដែលផ្អែកតាម CIFRS 9 ។ ទុនបម្រុងតាមច្បាប់ត្រូវបានតម្កល់ទុកមួយឡែក ជាទ្រនាប់ទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតឲ្យរួមបញ្ចូល នៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

២.១៦ អត្ថប្រយោជន៍បុគ្គលិក

- i) អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី
អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លីត្រូវបានកត់ត្រាបង្គរ ក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឲ្យធនាគារ។
- ii) អត្ថប្រយោជន៍បុគ្គលិករយៈពេលវែងផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

នៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើវិសោធនកម្ម លើច្បាប់ស្តីពីការងារដែលណែនាំពីគម្រោង ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បន្ទាប់មកនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសលេខ ៤៤៣ K.B/Br.K.Kh.L ត្រូវបានចេញផ្សាយ ដោយបានផ្តល់នូវគោលការណ៍ណែនាំ ស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមទៅតាមច្បាប់/ប្រកាស តម្រូវឲ្យអង្គភាពនីមួយៗទូទាត់ប្រាក់បំណាច់អតីតភាពការងារឲ្យនិយោជិត ដែលមានកិច្ចសន្យាការងារមិនមានរយៈពេលកំណត់ ដូចខាងក្រោម៖

- ប្រាក់បំណាច់ការងារប្រចាំឆ្នាំ - ចូលជាធរមាន ក្នុងខែមករា ឆ្នាំ២០១៩ - ស្មើនឹង ១៥ ថ្ងៃនៃប្រាក់បៀវត្សប្រចាំខែរបស់បុគ្គលិក និងអត្ថប្រយោជន៍ ក្នុងឆ្នាំនីមួយៗគិតជាមធ្យមដែលត្រូវទូទាត់រៀងរាល់ ៦ ខែម្តង នៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៣១ ខែធ្នូ (៧.៥ ថ្ងៃក្នុងការទូទាត់ម្តងៗ)។
- ការបើកវិញប្រាក់បំណាច់អតីតភាពការងារ - និយោជិតមានសិទ្ធិទទួលបានការបើកវិញប្រាក់បំណាច់អតីតភាពការងារ ស្មើនឹង១៥ថ្ងៃនៃប្រាក់បៀវត្សរបស់ពួកគេ ក្នុងមួយឆ្នាំគិតចាប់តាំងពីថ្ងៃចូលបម្រើការងាររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយនៅតែបន្តការងារជាមួយធនាគារ។ ការបើកវិញប្រាក់បំណាច់អតីតភាពការងារ អាស្រ័យទៅតាមចំនួនឆ្នាំអតីតភាពការងាររបស់បុគ្គលិកម្នាក់ៗ ហើយមិនត្រូវលើសពី៦ខែនៃប្រាក់បៀវត្សរ៍ដុលមធ្យមទេ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីណែនាំលេខ ០៤២/២៩ K.B/S.N.N.Kh.L ដើម្បីពន្យារពេលការបើកវិញប្រាក់បំណាច់អតីតភាពការងារ ដែលនឹងត្រូវទូទាត់ឲ្យចំនួនបីថ្ងៃ ក្នុងខែមិថុនា និងខែធ្នូចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២១។

ការទូទាត់ប្រាក់បំណាច់ការងារប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ហើយវាត្រូវបានកត់ត្រាបង្គរក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឲ្យធនាគារ។

ការបើកវិញប្រាក់បំណាច់អតីតភាពការងារ ត្រូវបានចាត់ថ្នាក់ជាអត្ថប្រយោជន៍បុគ្គលិករយៈពេលវែង។ បំណុលប្រាក់វិញប្រាក់អតីតភាពការងារ ត្រូវបានកត់ត្រាតាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចដែលបានកំណត់ នាការិយបរិច្ឆេទរាយការណ៍ ដោយប្រើវិធីសាស្ត្រ projected unit credit ដើម្បីធ្វើការប៉ាន់ស្មានឲ្យបានកាន់តែល្អ នូវតម្លៃចុងក្រោយដែលធនាគារត្រូវបង់ឲ្យបុគ្គលិក ជាថ្នូរនឹងការបម្រើការងារឲ្យធនាគារ ក្នុងពេលបច្ចុប្បន្ន និងក្នុងឆ្នាំកន្លងមក។ តម្លៃបច្ចុប្បន្ននៃការបើកវិញប្រាក់បំណាច់អតីតភាពការងារ ត្រូវបានកំណត់ដោយធ្វើអប្បហារ លើចំនួនទឹកប្រាក់ត្រូវទូទាត់នាពេលអនាគតប៉ាន់ស្មាន ដោយយោងទៅតាមសញ្ញាប័ណ្ណសាជីវកម្មដែលមានគុណភាពខ្ពស់នៃរូបិយប័ណ្ណរបស់បំណុលនោះ។

- iii) អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ - មូលនិធិសោធននិវត្តន៍បុគ្គលិក

ធនាគារបានកត់ត្រាមូលនិធិសោធននិវត្តន៍បុគ្គលិក សម្រាប់ជាអត្ថប្រយោជន៍ ដល់បុគ្គលិកពេញសិទ្ធិទាំងអស់។ ទាំងនិយោជិត និងនិយោជក បង់វិភាគទាន ៥% នៃប្រាក់បៀវត្សរ៍ប្រចាំខែរបស់បុគ្គលិកម្នាក់ៗ។ បុគ្គលិកដែលបានបម្រើការងាររយៈពេលបីឆ្នាំ ឬតិចជាងនេះនៅពេលលាលយប់ពីការងារ ឬចូលនិវត្ត នឹងទទួលបានត្រឹមតែវិភាគទានបង្គររបស់ខ្លួនតែប៉ុណ្ណោះ។ បន្ទាប់ពីបីឆ្នាំ បុគ្គលិកម្នាក់ៗនឹងទទួលបានទាំងវិភាគទានរបស់ពួកគេ និងវិភាគទានរបស់ធនាគារ។ ធនាគារផ្តល់ការប្រាក់ទាំងចំពោះវិភាគទានរបស់ធនាគារ និងវិភាគទានរបស់បុគ្គលិក តាមអត្រាការប្រាក់របស់ប្រាក់បញ្ញើមានកាលកំណត់១២ខែ។ ចំណាយវិភាគទាន (៥% ពីធនាគារ) ត្រូវបានកត់ត្រា ក្នុងចំណេញ-ខាត តាមមូលដ្ឋានប្រចាំខែ។

២.១៧ ចំណូល និងចំណាយការប្រាក់

ចំណូល និងចំណាយការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលវាស់វែងតាមថ្លៃដើមដករំលស់ត្រូវបានកត់ត្រាក្នុង «ចំណូលការប្រាក់» និង «ចំណាយការប្រាក់» ក្នុងចំណេញ-ខាត ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រក្នុងការគណនាថ្លៃដើមដករំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយ ឬបំណុលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រ ក្នុងការបែងចែកចំណូលការប្រាក់ ឬចំណាយការប្រាក់ លើរយៈពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់មានប្រសិទ្ធភាព គឺជាអត្រា ដែលធ្វើអប្បហារដាក់ស្តែង ចំពោះការទូទាត់សាច់ប្រាក់នាពេលអនាគតប៉ាន់ស្មាន ឬបង្កាន់ដៃទទួលប្រាក់ ក្នុងរយៈពេលនៃអាយុកាលប៉ាន់ស្មានរបស់ឧបករណ៍ហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយដែលខ្លីជាង ទៅតាមការសមស្រប ចំពោះតម្លៃយោងសុទ្ធរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ នៅពេលគណនាអត្រាការប្រាក់មានប្រសិទ្ធភាព ធនាគារបានកត់ត្រាលំលក្ខខណ្ឌ ក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬកំណើនចំណាយនានា ដែលបានចំណាយដោយផ្ទាល់ចំពោះឧបករណ៍មួយ ហើយវាជាផ្នែកមួយនៃអត្រាការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតឥណទាន នាពេលអនាគតទេ។

ចំណូលការប្រាក់ត្រូវបានគណនា ដោយអនុវត្តអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែចំពោះ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានការថយចុះតម្លៃដែលបានទិញ ឬបានបង្កើតឡើង (Purchased or originated credit-impaired financial assets - POCI) ដែលអត្រាការប្រាក់មានប្រសិទ្ធភាព សម្រាប់កែតម្រូវឥណទានលើកដំបូង ត្រូវបានអនុវត្តចំពោះថ្លៃដើមដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែបានក្លាយជាឥណទានដែលមានការថយចុះតម្លៃមួយផ្នែកធំ (ឬ «ដំណាក់កាលទី ៣») ដែលចំណូលការប្រាក់ត្រូវបានគណនា ដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះថ្លៃដើមដករំលស់របស់វា (ឧ. កាត់កងជាមួយនឹងសំវិធានធនការខាតឥណទានរំពឹងទុក)។

២.១៨ ចំណូលកម្រៃជើងសារ

ចំណូលកម្រៃជើងសារត្រូវបានកត់ត្រាជាចំណូល នៅពេលដែលវាបានបំពេញតាមគំរូលក្ខខណ្ឌទាំងអស់ (កាតព្វកិច្ចនៃដំណើរការត្រូវបានទទួលយក ហើយការគ្រប់គ្រងត្រូវបានធ្វើក្នុងពេលវេលាណាមួយ ឬ ចំណុចនៃពេលវេលាណាមួយ)។

កម្រៃក្នុងដំណើរការផ្តល់ឥណទាន ឬប្រទាន និងហិរញ្ញប្បទាន ដែលទំនងជាអាចត្រូវបានផ្តល់ឲ្យត្រូវបានពន្យារ (ជាមួយនឹងចំណាយផ្ទាល់ពាក់ព័ន្ធ) ហើយចំណូលដែលជាផ្នែកនៃអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ត្រូវបានកត់ត្រាដោយធ្វើនិយ័តកម្មទៅលើអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុនោះ។

៣. ការប៉ាន់ស្មានគណនេយ្យសំខាន់ៗ និងការវិនិច្ឆ័យ

ធនាគារធ្វើការប៉ាន់ស្មាន និងការសន្មត ដោយគិតទៅលើអនាគតកាល។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ស្មានគណនេយ្យកម្រិតជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ដើម្បីធ្វើឲ្យមានភាពជាក់លាក់នៃការប៉ាន់ស្មានកាន់តែមានភាពល្អប្រសើរឡើង ធាតុអ្វីមួយជាចំណាត់ថ្នាក់សំខាន់ៗដែលជាធាតុធ្វើឲ្យមានការប៉ះពាល់ជាសារវន្ត ចំពោះលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានធ្វើតេស្តភាពងាយប្រែប្រួលរបស់វា ចំពោះបម្រែបម្រួលប៉ារ៉ាម៉ែត្រមូលដ្ឋាន។ ការប៉ាន់ស្មាន និងការសន្មត ចំពោះតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល ក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ត្រូវបានកត់សម្គាល់ដូចខាងក្រោម៖

i) សំវិធានធនការខាតឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមថ្លៃដើមដករំលស់

សំវិធានធនការខាតឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមថ្លៃដើមដករំលស់ តម្រូវឲ្យប្រើប្រាស់គំរូស្មុគស្មាញ និងការសន្មតជាក់លាក់ ចំពោះលក្ខខណ្ឌសេដ្ឋកិច្ច នាពេលអនាគត និងលក្ខណៈរបស់ឥណទាន (ឧ. លទ្ធភាពដែលអតិថិជនអាចមិនសងប្រាក់ និងបណ្តាលឲ្យមានការខាតបង់)។

ការវិនិច្ឆ័យជាក់លាក់មួយចំនួន ក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យ សម្រាប់ការវាស់វែង ECL ផងដែរ ដូចជា៖

- ការកំណត់លក្ខណៈវិនិច្ឆ័យ ចំពោះកំណើនហានិភ័យឥណទានជាក់លាក់
- ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការវាស់វែង ECL
- ការបង្កើតចំនួនសេណារីយ៉ូ និងការឆ្លងពាក់ព័ន្ធ សម្រាប់ពេលអនាគត ចំពោះប្រភេទនៃផលិតផល/ទីផ្សារនីមួយៗ និង ECL ដែលពាក់ព័ន្ធ
- ការបង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណងដើម្បីវាស់វែង ECL

ii) អត្ថប្រយោជន៍បុគ្គលិករយៈពេលវែងផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចការទូទាត់ប្រាក់បំណាច់អតីតភាពការងារ អាស្រ័យទៅលើកត្តាមួយចំនួនដែលត្រូវបានកំណត់ដោយមូលដ្ឋានមួយ ដែលប្រើប្រាស់ការសន្មតមួយចំនួន។ ការសន្មតដែលត្រូវបានប្រើប្រាស់ក្នុងការកំណត់ចំណាយចុងក្រោយ សម្រាប់ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ រួមមាន អត្រាបម្រែបម្រួលបុគ្គលិក និងអត្រាអប្បបរមា។ បម្រែបម្រួលណាមួយ ក្នុងការសន្មតទាំងនេះ នឹងធ្វើឲ្យមានផលប៉ះពាល់លើតម្លៃយោងរបស់កាតព្វកិច្ចការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។

iii) លក្ខខណ្ឌភតិសន្យា

ក្នុងការកំណត់លក្ខខណ្ឌភតិសន្យា គណៈគ្រប់គ្រងពិចារណាទៅលើភាពជាក់ស្តែង និងលក្ខខណ្ឌទាំងអស់ ដែលបង្កើតឲ្យមានការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច ដើម្បីអនុវត្តជម្រើស ក្នុងការបន្តការជួលឬជម្រើសមិនបន្តការជួល។ ជម្រើសក្នុងការបន្តការជួល (ឬ រយៈពេលបន្ទាប់ពីជម្រើសបញ្ចប់ការជួល) ត្រូវបានរួមបញ្ចូលនៅក្នុងលក្ខខណ្ឌភតិសន្យា ប្រសិនបើភតិសន្យានោះមានភាពជាក់លាក់សមហេតុផល សម្រាប់ការបន្តការជួល (ឬ មិនបញ្ចប់តែប៉ុណ្ណោះ)។

៤. ការផ្លាស់ប្តូរមកអនុវត្ត CIFRS

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ គឺជារបាយការណ៍ហិរញ្ញវត្ថុដំបូង ដែលត្រូវបានរៀបចំឡើងតាម CIFRS ។

រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ធនាគារបានរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមគោលការណ៍ណែនាំដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា (ហៅកាត់ថា «ធនាគារកណ្តាល») និងស្តង់ដារគណនេយ្យកម្ពុជា (ហៅកាត់ថា «CAS») ។ ក្នុងការផ្លាស់ប្តូរមកអនុវត្ត CIFRS ធនាគារបានរៀបចំ និងបានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដូចខាងក្រោម ទៅតាម CIFRS ៖

១. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨
២. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដើមគ្រា គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨
៣. របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។
៤. របាយការណ៍បម្រែបម្រួលមូលធន សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

កំណត់សម្គាល់នេះបង្ហាញពីការផ្ទៀងផ្ទាត់មូលធន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ការផ្ទៀងផ្ទាត់លទ្ធផលលម្អិតសរុប សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ក្នុងការអនុវត្ត CIFRS លើកដំបូង ធនាគារបានអនុវត្តការលើកលែងសំខាន់ៗ ដែលអាចអនុវត្តបាន និងការលើកលែងដែលអាចជ្រើសរើសបាន ចំពោះការអនុវត្តត្រឡប់ក្រោយ ដូចខាងក្រោម៖

ការលើកលែងសំខាន់ៗដែលអាចអនុវត្តបានចំពោះធនាគារ

- ការប៉ាន់ស្មានគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ អនុលោមទៅតាម CIFRS ដែលមានសង្គតិភាពជាមួយនឹងការប៉ាន់ស្មានទាំងឡាយណា ដែលត្រូវបានធ្វើឡើងសម្រាប់កាលបរិច្ឆេទតែមួយ ដែលអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារកណ្តាល និង CAS លុះត្រាតែមានភស្តុតាងជាក់ស្តែងបង្ហាញថា ការប៉ាន់ស្មានទាំងនោះមានកំហុសឆ្គង។
- ការឈប់កត់ត្រាទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ៖ ធនាគារបានអនុវត្តតម្រូវការក្នុងការឈប់កត់ត្រារបស់ CIFRS 9 ក្នុងពេលអនាគត ចំពោះប្រតិបត្តិការទាំងឡាយណាដែលបានកើតឡើង នៅកាលបរិច្ឆេទប្តូរមកអនុវត្ត CIFRS ឬ កាលបរិច្ឆេទបន្ទាប់ពីនេះ (ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨)។
- ការធ្វើចំណាត់ថ្នាក់ និងការវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ៖ ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី០១ខែមករា ឆ្នាំ២០១៨ ត្រូវបានវាយតម្លៃរៀបរឹងចំណាត់ថ្នាក់សាកល្បង នៃគំរូអាជីវកម្ម និង SPPI អាស្រ័យទៅតាមអង្គហេតុ និងកាលៈទេសៈ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។
- ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ៖ ធនាគារបានអនុវត្តតម្រូវការ សម្រាប់ការថយចុះតម្លៃរបស់ CIFRS 9 ត្រឡប់ក្រោយ ដោយប្រើប្រាស់ព័ត៌មានសមហេតុផល និងព័ត៌មានដែលមានការគាំទ្រ និងដែលអាចរកបាន ដោយមិនចាំបាច់ត្រូវមានការចំណាយ និងការប្រឹងប្រែងហួសកម្រិត ដើម្បីកំណត់ហានិភ័យឥណទាន នាកាលបរិច្ឆេទដែលឧបករណ៍ហិរញ្ញវត្ថុនោះត្រូវបានកត់ត្រាលើកដំបូង និងបានប្រៀបធៀបជាមួយនឹងហានិភ័យឥណទាន នាកាលបរិច្ឆេទប្តូរមកអនុវត្ត CIFRS (ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨)។

ការលើកលែងដែលអាចជ្រើសរើសបានដោយធនាគារ

- ភតិសន្យា៖ ធនាគារវាយតម្លៃកិច្ចសន្យាភតិសន្យាមួយ ទៅតាមមូលដ្ឋាននៃអង្គហេតុ និងកាលៈទេសៈដែលកើតមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។ តាមមូលដ្ឋានភតិសន្យានីមួយៗ ធនាគារ៖
 - › បានប្រើប្រាស់អត្រាអប្បហារតែមួយ សម្រាប់ portfolio ភតិសន្យាដែលមានលក្ខណៈស្រដៀងគ្នា ដោយគិតទៅលើរយៈពេលជួលដែលនៅសល់ ចំណាត់ថ្នាក់ទ្រព្យសកម្មមូលដ្ឋានប្រហាក់ប្រហែលគ្នា និងបំណុលភតិសន្យាប្រហាក់ប្រហែលគ្នា។
 - › អនុវត្តការលើកលែងភតិសន្យារយៈពេលខ្លី ចំពោះភតិសន្យាទាំងឡាយណាដែលមានរយៈពេល១២ខែ ឬ តិចជាង នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨
 - › មិនរួមបញ្ចូលចំណាយផ្ទាល់ដំបូង ដូចជាកម្រៃសេវាផ្នែកច្បាប់ ក្នុងមូលដ្ឋាននៃការគណនាទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ និង
 - › បានប្រើប្រាស់ព័ត៌មានជាក់ស្តែងដែលបានកើតឡើង បន្ទាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដើម្បីគាំទ្រដល់ការវាយតម្លៃរយៈពេលនៃភតិសន្យា ក្នុងករណីដែលមានជម្រើស ក្នុងការបន្ត ឬ បញ្ឈប់រយៈពេលជួល ដែលពាក់ព័ន្ធនឹងការវិនិច្ឆ័យ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។
- ការវាស់វែងតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬ បំណុលហិរញ្ញវត្ថុ នាពេលកត់ត្រាលើកដំបូង៖ ធនាគារបានអនុវត្តតម្រូវការ ក្នុងការកត់ត្រាចំណេញ-ខាតនៅ «ថ្ងៃទី១» របស់ CIFRS 9 ទៅថ្ងៃអនាគត ចំពោះប្រតិបត្តិការដែលបានកើតឡើង នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ឬបន្ទាប់ពីនេះ។
- ការអនុវត្ត CIFRS ជាលើកដំបូង លម្អៀងពីការប្តូររូបិយប័ណ្ណបង្ក ត្រូវបានចាត់ទុកថាស្មើសូន្យ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ (កាលបរិច្ឆេទនៃការផ្លាស់ប្តូរមកអនុវត្ត CIFRS)។

៤.១ ការផ្ទៀងផ្ទាត់មូលធន

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		គិតត្រឹម ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មូលធនដែលបានរាយការណ៍ក្រោម CAS និងគោលការណ៍ណែនាំរបស់ធនាគារជាតិ នៃកម្ពុជា	៩៤.១៧៣.០៧៣	៣៧៨.៣៨៧.៤០៧	៧៦.៧០៧.៩០៣	៣០៩.៦៦៩.៨០៤
ផលប៉ះពាល់ចំពោះការផ្លាស់ប្តូរមកអនុវត្ត CIFRS (កំណត់សម្គាល់ ៤.១(i) និង ៤.១(ii))	៣.៨១៦.៨០០	១៥.៣៣៥.៩០៤	២.០៣០.០៤៤	៨.១៩៥.២៨៧
មូលធនដែលបានរាយការណ៍ក្រោម CIFRS	៩៧.៩៨៩.៨៧៣	៣៩៣.៧២៣.៣១១	៧៨.៧៣៧.៩៤៧	៣១៧.៨៦៥.០៩១

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល
លទ្ធផលលម្អិតសរុបដែលបានរាយការណ៍ក្រោម CAS និងគោលការណ៍ណែនាំ របស់ធនាគារជាតិ នៃ កម្ពុជា	១១.២៦៥.១៧០	៤៥.៥៦៧.៦១៣
ផលប៉ះពាល់ពីការផ្លាស់ប្តូរមកអនុវត្ត CIFRS (កំណត់សម្គាល់ ៤.២)	១.៧៨៦.៧៥៦	៦.៧៣៦.៦០៧
លទ្ធផលលម្អិតសរុបដែលបានរាយការណ៍ក្រោម CIFRS	១៣.០៥១.៩២៦	៥២.៣០៤.២២០

(i) ការផ្ទៀងផ្ទាត់មូលធនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

		CAS និង គោលការណ៍ណែនាំ របស់ធនាគារកណ្តាល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ផលប៉ះពាល់ចំពោះ ការផ្លាស់ប្តូរមកអនុវត្ត CIFRS គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		CIFRS គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម							
សាច់ប្រាក់ក្នុងដៃ		៧៨.៧១៨.២៣៦	៣១៦.២៨៩.៨៧២	-	-	៧៨.៧១៨.២៣៦	៣១៦.២៨៩.៨៧២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	a	២១៩.៧៧១.៩១២	៨៨៣.០៤៣.៥៤២	(៩២.១២៩.៤០២)	(៣៧០.១៧៥.៩៣៧)	១២៧.៦៤២.៥១០	៥១២.៨៦៧.៦០៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	b	៨.៤៤៩.៧១៥	៣៣.៩៥០.៩៥៥	៧៦.៧៧៣	៣០៨.៤៧៤	៨.៥២៦.៤៨៨	៣៤.២៥៩.៤២៩
ឥណទាន និងបុរេប្រទានតាមថ្លៃដើមដករំលស់	c	៥៣៤.៤៤៩.៥៧៦	២.១៤៧.៤១៨.៣៩៦	៥.១៨៥.៦៥០	២០.៨៣៥.៩៤៣	៥៣៩.៦៣៥.២២៦	២.១៦៨.២៥៤.៣៣៩
ទឹកប្រាក់ដែលក្រុមហ៊ុនមេផ្ទាល់ជំពាក់	e	៩១.២១៧	៣៦៦.៥១០	(៩១.២១៧)	(៣៦៦.៥១០)	-	-
ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល	a	-	-	៩២.១៦៦.៥៤៧	៣៧០.៣២៥.១៨៦	៩២.១៦៦.៥៤៧	៣៧០.៣២៥.១៨៦
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	d	២.៧៨២.៩៥៧	១១.១៨១.៩២១	-	-	២.៧៨២.៩៥៧	១១.១៨១.៩២១
ទ្រព្យសម្បត្តិ និងបរិក្ខារ		-	-	៥.៤៣៧.៨៩៩	២១.៨៤៩.៤៧៨	៥.៤៣៧.៨៩៩	២១.៨៤៩.៤៧៨
ទ្រព្យសកម្មអរូបី		៦១៦.៩៧៦	២.៤៧៩.០១០	-	-	៦១៦.៩៧៦	២.៤៧៩.០១០
ពន្ធពន្យារទ្រព្យសកម្ម	g	១.៨៨០.០០០	៧.៥៥៣.៨៤០	(៤២៨.៣៣២)	(១.៧២១.០៣៨)	១.៤៥១.៦៦៨	៥.៨៣២.៨០២
ទ្រព្យសកម្មផ្សេងៗ	e	៤.៤៥២.៩១៣	១៧.៨៩១.៨០៤	(៥០៨.៩៣១)	(២.០៤៤.៨៨៥)	៣.៩៤៣.៩៨២	១៥.៨៤៦.៩១៩
ទ្រព្យសកម្មសរុប		៨៥១.២១៣.៥០២	៣.៤២០.១៧៥.៨៥០	៩.៧០៨.៩៨៧	៣៩.០១០.៧១១	៨៦០.៩២២.៤៨៩	៣.៤៥៩.១៨៦.៥៦១
បំណុល និងមូលធន							
បំណុល							
ប្រាក់បញ្ញើរបស់ធនាគារ	f	២៨.៩១៣.៤៩៦	១១៦.១៧៤.៤២៧	១៨៧.៤៧១	៧៥៣.២៥៨	២៩.១០០.៩៦៧	១១៦.៩២៧.៦៨៥
ប្រាក់បញ្ញើរបស់អតិថិជន	f	៦៨០.៨៦៥.៧៣៨	២.៧៣៥.៧១៨.៥៣៥	៣.៦៣៣.១២៥	១៤.៥៩៧.៨៩៦	៦៨៤.៤៩៨.៨៦៣	២.៧៥០.៣១៦.៤៣១
ប្រាក់កម្ចី	f	១០.១៥៩.២៨៣	៤០.៨១៩.៩៩៩	៧៩.១៧៥	៣១៨.១២៥	១០.២៣៨.៤៥៨	៤១.១៣៨.១២៤
អនុបំណុល	f	៧.០០០.០០០	២៨.១២៦.០០០	៦៨.៤៦៦	២៧៥.០៩៦	៧.០៦៨.៤៦៦	២៨.៤០១.០៩៦
បំណុលភកិសន្យា	d	-	-	៥.៧១៦.២១៦	២២.៩៦៧.៧៥៦	៥.៧១៦.២១៦	២២.៩៦៧.៧៥៦
បំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រា		៣.១៩២.៧៦១	១២.៨២៨.៥១៤	-	-	៣.១៩២.៧៦១	១២.៨២៨.៥១៤
អត្ថប្រយោជន៍បុគ្គលិក	f	-	-	១.៦២៧.៣៤៨	៦.៥៣៨.៦៨៤	១.៦២៧.៣៤៨	៦.៥៣៨.៦៨៤
សំវិធានធនសម្រាប់កិច្ចសន្យាក្រៅតារាងតុល្យការ	f	៨៨៩.៤៦៧	៣.៥៧៣.៨៧៨	(៨៨៩.៤៦៧)	(៣.៥៧៣.៨៧៨)	-	-
ទឹកប្រាក់ជំពាក់អ្នកផ្គត់ផ្គង់	f	៩២៧.៧១០	៣.៧២៧.៥៣៩	(៩២៧.៧១០)	(៣.៧២៧.៥៣៩)	-	-
បំណុលផ្សេងៗ	f	២៥.០៩១.៩៧៤	១០០.៨១៩.៥៥១	(៣.៦០២.៤៣៧)	(១៤.៤៧៤.៥៩១)	២១.៤៨៩.៥៣៧	៨៦.៣៤៤.៩៦០
បំណុលសរុប		៧៥៧.០៤០.៤២៩	៣.០៤១.៧៨៨.៤៤៣	៥.៨៩២.១៨៧	២៣.៦៧៤.៨០៧	៧៦២.៩៣២.៦១៦	៣.០៦៥.៤៦៣.២៥០
មូលធន							
ដើមទុន		៧៥.០០០.០០០	៣០១.៣៥០.០០០	-	-	៧៥.០០០.០០០	៣០១.៣៥០.០០០
ប្រាក់ចំណេញរក្សាទុក	h	១៩.១៧៣.០៧៣	៧៧.០៣៧.៤០៧	(២.០៧៤.៩១៦)	(៧.៩៧៨.០៥២)	១៧.០៩៨.១៥៧	៦៩.០៥៩.៣៥៥
ទុនបម្រុងតាមច្បាប់	h	-	-	៥.៨៩១.៧១៦	២៣.៨០៤.៧៧៨	៥.៨៩១.៧១៦	២៣.៨០៤.៧៧៨
ទុនបម្រុងផ្សេងៗ		-	-	-	(៤៩០.៨២២)	-	(៤៩០.៨២២)
មូលធនសរុប		៩៤.១៧៣.០៧៣	៣៧៨.៣៨៧.៤០៧	៣.៨១៦.៨០០	១៥.៣៣៥.៩០៤	៩៧.៩៨៩.៨៧៣	៣៩៣.៧២៣.៣១១
បំណុល និងមូលធនសរុប		៨៥១.២១៣.៥០២	៣.៤២០.១៧៥.៨៥០	៩.៧០៨.៩៨៧	៣៩.០១០.៧១១	៨៦០.៩២២.៤៨៩	៣.៤៥៩.១៨៦.៥៦១

(ii) ការផ្ទៀងផ្ទាត់មូលធនគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៨

		CAS និង គោលការណ៍ណែនាំ របស់ធនាគារកណ្តាល គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨		ផលប៉ះពាល់ចំពោះ ការផ្លាស់ប្តូរមកអនុវត្ត CIFRS គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨		CIFRS គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម							
សាច់ប្រាក់ក្នុងដៃ		១៧.៩០៤.៤០២	៧២.២៨០.០៧១	-	-	១៧.៩០៤.៤០២	៧២.២៨០.០៧១
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារកណ្តាល	a	១៩០.៧៧៧.១៨០	៧៧០.១៦៧.៤៧៦	(៧២.២៩៥.០១៦)	(២៩១.៨៥៤.៩៨០)	១១៨.៤៨២.១៦៤	៤៧៨.៣១២.៤៩៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ	b	៥៦.៣៧៧.៩៥៧	២២៧.៥៩៧.៨១២	(៣៩.៧៧៨)	(១៦០.៥៨៤)	៥៦.៣៣៨.១៧៩	២២៧.៤៣៧.២២៨
ឥណទាននិងបុរេប្រទានតាមថ្លៃដើមដករំលស់	c	៣៩៨.៥៨៨.១៩៧	១.៦០៩.១០០.៥៥១	៣.៩៨៩.២៥៥	១៦.១០៤.៦២២	៤០២.៥៧៧.៤៥២	១.៦២៥.២០៥.១៧៣
ទឹកប្រាក់ដែលក្រុមហ៊ុនមេផ្ទាល់ជំពាក់	e	៥៧.៦៩៥	២៣២.៩១៥	(៥៧.៦៩៥)	(២៣២.៩១៥)	-	-
ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល	a	-	-	៧២.៣០៣.៦១០	២៩១.៨៨៩.៦៧៤	៧២.៣០៣.៦១០	២៩១.៨៨៩.៦៧៤
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	d	២.៩៦៨.៦៥១	១១.៩៨៤.៤៤៤	-	-	២.៩៦៨.៦៥១	១១.៩៨៤.៤៤៤
ទ្រព្យសម្បត្តិ និងបរិក្ខារ		-	-	៦.៥៧៨.៩៤០	២៦.៥៥៩.១៨១	៦.៥៧៨.៩៤០	២៦.៥៥៩.១៨១
ទ្រព្យសកម្មអរូបី		៤២០.៥៩១	១.៦៩៧.៩២៦	-	-	៤២០.៥៩១	១.៦៩៧.៩២៦
ពន្ធពន្យារទ្រព្យសកម្ម	g	១.៣៥៤.៤៩៩	៥.៤៦៨.១១២	(៣១២.៦២៤)	(១.២៦២.០៦៣)	១.០៤១.៨៧៥	៤.២០៦.០៤៩
ទ្រព្យសកម្មផ្សេងៗ	e	៣.៦២៧.២៣៧	១៤.៦៤៣.១៥៦	(១.០៦៣.៩៩២)	(៤.២៩៥.៣៣៦)	២.៥៦៣.២៤៥	១០.៣៤៧.៨២០
ទ្រព្យសកម្មសរុប		៦៧២.០៧៦.៤០៩	២.៧១៣.១៧២.៤៦៣	៩.១០២.៧០០	៣៦.៧៤៧.៥៩៩	៦៨១.១៧៩.១០៩	២.៧៤៩.៩២០.០៦២
បំណុល និងមូលធន							
បំណុល							
ប្រាក់បញ្ញើរបស់ធនាគារ	f	១៨.៣៨៦.០៤៤	៧៤.២២៤.៤៦០	២៥.៥០៧	១០២.៩៧២	១៨.៤១១.៥៥១	៧៤.៣២៧.៤៣២
ប្រាក់បញ្ញើរបស់អតិថិជន	f	៥៤១.៧៤៨.៩៧៧	២.១៨៧.០៤០.៦២០	៣.១០០.៩៨៦	១២.៥១៨.៦៨០	៥៤៤.៨៤៩.៩៦៣	២.១៩៩.៥៥៩.៣០០
ប្រាក់កម្ចី	f	-	-	-	-	-	-
អនុបំណុល	f	៧.០០០.០០០	២៨.២៥៩.០០០	៦៨.៤៦៦	២៧៦.៣៩៧	៧.០៦៨.៤៦៦	២៨.៥៣៥.៣៩៧
បំណុលភក្តិសន្យា	d	-	-	៦.៧៥៨.៧១៥	២៧.២៨៤.៩៣២	៦.៧៥៨.៧១៥	២៧.២៨៤.៩៣២
បំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រា		១.៨២១.១៦៧	៧.៣៥២.០៥១	-	-	១.៨២១.១៦៧	៧.៣៥២.០៥១
អត្ថប្រយោជន៍បុគ្គលិក	f	-	-	១.០៥៦.១៥៥	៤.២៦៣.៦៩៨	១.០៥៦.១៥៥	៤.២៦៣.៦៩៨
សំវិធានធនសម្រាប់កិច្ចសន្យាក្រៅតារាង		-	-	-	-	-	-
តុល្យការ	f	-	-	-	-	-	-
ទឹកប្រាក់ជំពាក់អ្នកផ្គត់ផ្គង់	f	៨៥៦.១៨៧	៣.៤៥៦.៤២៧	(៨៥៦.១៨៧)	(៣.៤៥៦.៤២៧)	-	-
បំណុលផ្សេងៗ	f	២៥.៥៥៦.១៣១	១០៣.១៧០.១០១	(៣.០៨០.៩៨៦)	(១២.៤៣៧.៩៤០)	២២.៤៧៥.១៤៥	៩០.៧៣២.១៦១
បំណុលសរុប		៥៩៥.៣៦៨.៥០៦	២.៤០៣.៥០២.៦៥៩	៧.០៧២.៦៥៦	២៨.៥៥២.៣១២	៦០២.៤៤១.១៦២	២.៤៣២.០៥៤.៩៧១
មូលធន							
ដើមទុន		៦២.៥០០.០០០	២៥២.៣១២.៥០០	-	-	៦២.៥០០.០០០	២៥២.៣១២.៥០០
ប្រាក់ចំណេញរក្សាទុក	h	១៤.២០៧.៩០៣	៥៧.៣៥៧.៣០៤	(១.៣៧១.៥០៧)	(៥.៥៣៦.៧៧៤)	១២.៨៣៦.៣៩៦	៥១.៨២០.៥៣០
ទុនបម្រុងតាមច្បាប់	h	-	-	៣.៤០១.៥៥១	១៣.៧៣២.០៦១	៣.៤០១.៥៥១	១៣.៧៣២.០៦១
ទុនបម្រុងផ្សេងៗ		-	-	-	-	-	-
មូលធនសរុប		៧៦.៧០៧.៩០៣	៣០៩.៦៦៩.៨០៤	២.០៣០.០៤៤	៨.១៩៥.២៨៧	៧៨.៧៣៧.៩៤៧	៣១៧.៨៦៥.០៩១
បំណុល និងមូលធនសរុប		៦៧២.០៧៦.៤០៩	២.៧១៣.១៧២.៤៦៣	៩.១០២.៧០០	៣៦.៧៤៧.៥៩៩	៦៨១.១៧៩.១០៩	២.៧៤៩.៩២០.០៦២

(iii) កំណត់សម្គាល់ចំពោះការរៀងផ្ទាត់មូលធន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨

(a) ប្រាក់តម្កល់ធានាលើដើមទុន និងទុនបម្រុងកាតព្វកិច្ច សម្រាប់ធានាលើប្រាក់បញ្ញើរបស់អតិថិជន មិនស្របជាមួយនឹងនិយមន័យទ្រព្យសកម្មហិរញ្ញវត្ថុក្រោម CIFRS 9 ទេ ដូចនេះវាត្រូវបានចាត់ថ្នាក់ឡើងវិញ និងត្រូវបានដាក់បង្ហាញដាច់ដោយឡែកថា «ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល»។ បង្ការការប្រាក់ត្រូវទទួលដែលមានទឹកប្រាក់ចំនួន ៣៧.១៤៥ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងចំនួន ៨.៥៩៤ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ត្រូវបានចាត់ថ្នាក់ឡើងវិញ ពីទ្រព្យសកម្មផ្សេងៗ ទៅជាប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល សម្រាប់ការទទួលស្គាល់តាមថ្លៃដើមដករំលស់។

(b) ការខាតបង់បណ្តាលមកពីការថយចុះតម្លៃ ដែលផ្អែកទៅតាមគំរូការខាតឥណទានរំពឹងទុក (ECL) របស់ CIFRS 9 គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានចំនួនទាបជាងការខាតបណ្តាលមកពីការថយចុះតម្លៃ ដែលបានកត់ត្រាដោយផ្អែកតាម CAS និងគោលការណ៍ណែនាំរបស់ធនាគារកណ្តាល ចំនួន ៧៦.៣៧៤ ដុល្លារអាមេរិក។ បង្ការការប្រាក់ត្រូវទទួលដែលមានទឹកប្រាក់ចំនួន ៣៩៩ ដុល្លារអាមេរិក ត្រូវបានចាត់ថ្នាក់ឡើងវិញ ពីទ្រព្យសកម្មផ្សេងៗ ទៅជា ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ សម្រាប់ការទទួលស្គាល់តាមថ្លៃដើមដករំលស់។

ផលប៉ះពាល់នៃនិយ័តកម្មគិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ គឺជាការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ដែលផ្អែកទៅតាមគំរូ ECL របស់ CIFRS 9 ប៉ុន្តែមិនត្រូវបានកត់ត្រាដោយផ្អែកទៅតាម CAS និង គោលការណ៍ណែនាំរបស់ធនាគារកណ្តាល ចំនួន ៧០.៦៣២ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។ ជាងនេះទៅទៀត បង្ការការប្រាក់ត្រូវទទួលដែលមានទឹកប្រាក់ចំនួន ៣០.៨៥៤ ដុល្លារអាមេរិក ត្រូវបានចាត់ថ្នាក់ឡើងវិញពី ទ្រព្យសកម្មផ្សេងៗ ទៅជា ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ សម្រាប់ការទទួលស្គាល់តាមថ្លៃដើមដករំលស់។

(c) ការធ្វើចំណាត់ថ្នាក់ឡើងវិញ និងនិយ័តកម្ម ចំពោះឥណទាន និងបុរេប្រទានវាស់វែងមានដូចខាងក្រោម៖

	គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		គិតត្រឹម ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទាន និងបុរេប្រទានបុគ្គលិក (i)	(២.១៨៩.២៩៤)	(៨.៧៩៦.៥៨៣)	(១.៣២៣.៦៣១)	(៥.៣៤៣.៤៩៨)
សំវិធានធនសម្រាប់ការខាតបង់ឥណទាន និងបុរេប្រទានរំពឹងទុក (ii)	៥.០៨១.១៩១	២០.៤១៦.២២៥	៣.៥៨២.០២៤	១៤.៤៦០.៦៣១
ការធ្វើចំណាត់ថ្នាក់ឡើងវិញនៃបង្ការការប្រាក់ត្រូវទទួល (iii)	៣.៤០៥.០៥៨	១៣.៦៨១.៥២៣	២.៥៤៨.៩៤០	១០.២៩០.០៧១
ការធ្វើចំណាត់ថ្នាក់ឡើងវិញនៃកម្រៃឥណទានមិនទាន់ដករំលស់ (iv)	(១.៧២៦.៨៩៧)	(៦.៩៣៨.៦៧២)	(១.០៦៥.៣៨៥)	(៤.៣០០.៩៥៩)
ការកត់ត្រាបង្កឡើងវិញនូវតម្លៃអប្បបរមារួចនៃចំណូលការប្រាក់ (v)	(១២៨.២៨៦)	(៥១៥.៤៥៣)	(៦១.៥៥៩)	(២៤៨.៥១៤)
ការធ្វើចំណាត់ថ្នាក់ឡើងវិញនៃការទូទាត់ជាមុនលើប័ណ្ណឥណទាន (vi)	៧៤៣.៨៧៨	២.៩៨៨.៩០៣	៣០៨.៨៦៦	១.២៤៦.៨៩១
	៥.១៨៥.៦៥០	២០.៨៣៥.៩៤៣	៣.៩៨៩.២៥៥	១៦.១០៤.៦២២

(i) នាពេលកត់ត្រាលើកដំបូង ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងតាមតម្លៃសមស្រប បូកជាមួយនឹងចំណាយប្រតិបត្តិការដែលបានចំណាយដោយផ្ទាល់ ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ។ ឥណទាន និងបុរេប្រទាន ដែលបានផ្តល់ឲ្យបុគ្គលិក គឺមិនបានគិតតាមអត្រាការប្រាក់ទីផ្សារទេ ដូចនេះវាមិនត្រូវបានកត់ត្រាតាមតម្លៃទីផ្សារឡើយ។ ធនាគារបានវាស់វែងឥណទាន និងបុរេប្រទានផ្តល់ឲ្យបុគ្គលិក តាមតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ចូលនាពេលអនាគត ដោយធ្វើអប្បបរមាតាមអត្រាការប្រាក់លើទីផ្សាររបស់ឥណទានដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា ហើយភាពខុសគ្នាត្រូវបានកត់ត្រាជាបុរេប្រទានអត្ថប្រយោជន៍បុគ្គលិក ដែលធ្វើឲ្យមានការចាត់ថ្នាក់ឡើងវិញពី «ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់» ទៅជា «ទ្រព្យសកម្មផ្សេងៗ»។ កំណើននៃការកត់ត្រាបង្កឡើងវិញ នូវតម្លៃអប្បបរមារួចនៃឥណទាន និងបុរេប្រទានបុគ្គលិកមានទឹកប្រាក់ចំនួន ១៥០.០៤៩ ដុល្លារអាមេរិក ត្រូវបានកត់ត្រាខាងខ្ទង់ឥណទានក្នុងចំណូលការប្រាក់ ហើយតំហយបុរេប្រទានអត្ថប្រយោជន៍បុគ្គលិកចំនួន ១១១.០២៨ ដុល្លារអាមេរិក ត្រូវបានកត់ត្រាជាបន្ទុកក្នុងចំណាយបុគ្គលិក។

(ii) អនុលោមតាម CAS និងគោលការណ៍ណែនាំរបស់ធនាគារកណ្តាល ឥណទាន និងបុរេប្រទានអតិថិជន ត្រូវបានកត់ត្រា និងត្រូវបានវាស់វែងតាមថ្លៃដើម ដកសំវិធានធនតាមច្បាប់។ ឥណទាន និងបុរេប្រទានអតិថិជន ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យរបស់ BM និង SPPI និងត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព ក្រោម CIFRS 9។ ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ផ្អែកទៅតាមគំរូ ECL ប៉ុន្តែត្រូវបានកត់ត្រាដោយផ្អែកទៅតាម CAS និងគោលការណ៍ណែនាំរបស់ធនាគារកណ្តាល ដែលបណ្តាលឲ្យមានតំហយនៃការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃចំនួន ៥.០៨១.១៩១ ដុល្លារអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង ៣.៥៨២.០២៤ ដុល្លារអាមេរិក នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។

(iii) បង្ការការប្រាក់ត្រូវទទួល គឺជាចំនួនការប្រាក់លើឥណទាន ដែលរកបានរួចហើយ ប៉ុន្តែអតិថិជនមិនទាន់បានបង់ប្រាក់។ បង្ការការប្រាក់ត្រូវទទួល គឺជាផ្នែកនៃឥណទាន និងបុរេប្រទានដែលនៅមិនទាន់ទូទាត់ ក្រោមថ្លៃដើមដករំលស់។ ចំនួនទឹកប្រាក់នៃបង្ការការប្រាក់ត្រូវទទួល ត្រូវបានចាត់ថ្នាក់ឡើងវិញ ពីទ្រព្យសកម្មផ្សេងៗ ទៅជាឥណទាន និងបុរេប្រទាន ចំនួន ៣.៤០៥.០៥៨ ដុល្លារអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង ២.៥៤៨.៩៤០ ដុល្លារអាមេរិក នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។

(iv) ផ្អែកតាម CIFRS 9 កម្រៃដំណើរការផ្តល់ឥណទាន និងថ្លៃដើមដែលបានចំណាយផ្ទាល់ និងជាផ្នែកមួយនៃប្រតិបត្តិការឥណទាន គួរត្រូវបានធ្វើមូលធនកម្មជាផ្នែករបស់សមតុល្យឥណទាន និងដករំលស់ អាស្រ័យទៅតាមអាយុកាលរំពឹងទុករបស់ឥណទាននោះ តាមមូលដ្ឋានអត្រាការប្រាក់មានប្រសិទ្ធភាព (ជាផ្នែកនៃចំណូលការប្រាក់) ដែលបណ្តាលឲ្យមានការកត់ត្រាកម្រៃឥណទានមិនទាន់ដករំលស់ចំនួន ១.៧២៦.៨៩៧ ដុល្លារអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង ១.០៦៥.៣៨៥ ដុល្លារអាមេរិក នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។ កំណើនកម្រៃឥណទានមិនទាន់ដករំលស់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានទឹកប្រាក់ចំនួន ៦៦១.៥១២ ដុល្លារអាមេរិក ដោយសារការធ្វើចំណាត់ថ្នាក់ឡើងវិញនៃកម្រៃដំណើរការឥណទានមិនទាន់ដករំលស់បន្ថែម និងចំណូលកម្រៃជើងសា ទៅជាឥណទាន និងបុរេប្រទាន។

(v) ចំណូលការប្រាក់ពីឥណទានមិនដំណើរការ ដែលក្នុងត្រាមុនមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាចំណូលការប្រាក់ ត្រូវបានកត់ត្រាឡើងវិញជាចំណូលការប្រាក់ ហើយការកត់ត្រាបង្កឡើងវិញ នូវតម្លៃអប្បបរមារួចនៃចំណូលការប្រាក់ ដែលត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់ មានទឹកប្រាក់ចំនួន ១២៨.២៨៦ ដុល្លារអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង ៦១.៥៥៩ ដុល្លារអាមេរិក នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។ កំណើននៃការកត់ត្រាបង្កឡើងវិញ នូវតម្លៃអប្បបរមារួចនៃចំណូលការប្រាក់ ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានទឹកប្រាក់ចំនួន ៦៦.៧២៧ ដុល្លារអាមេរិក ត្រូវបានកត់ត្រា ក្នុងខាងខ្ទង់ឥណទាន ក្នុងចំណូលការប្រាក់។

(vi) ការទូទាត់ជាមុនលើប័ណ្ណឥណទាន គឺជាចំនួនទឹកប្រាក់ដែលអតិថិជនបានបង់លើសឲ្យធនាគារ សម្រាប់ការទូទាត់ប័ណ្ណឥណទានរបស់ពួកគេ ក្នុងពេលអនាគត មានន័យថាធនាគារជំពាក់អតិថិជន នូវចំនួនទឹកប្រាក់ដែលលើសនេះ។ ចំនួនទឹកប្រាក់នៃការទូទាត់ជាមុនលើប័ណ្ណឥណទាន ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ ពីឥណទាន និងបុរេប្រទានទៅជាបំណុលផ្សេងៗ ចំនួន ៧៤៣.៨៧៨ ដុល្លារអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង ៣០៨.៨៦៦ ដុល្លារអាមេរិក នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។

(d) ក្នុងការអនុវត្ត CIFRS 16 ធនាគារបានវាស់វែងបំណុលភតិសន្យាតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យា និងបានធ្វើអប្បបរមា ដោយប្រើអត្រាកំណើនប្រាក់កម្ចីរបស់ខ្លួន។ ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ត្រូវបានកត់ត្រា ទៅតាមចំនួនមួយដែលស្មើគ្នាជាមួយនឹងបំណុលភតិសន្យា និងកែតម្រូវទៅតាមចំនួនទឹកប្រាក់ដែលបានបង់មុននៃភតិសន្យានោះ ហើយត្រូវបានកត់ត្រា ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ចំពោះការផ្លាស់ប្តូរមកអនុវត្ត CIFRS ។

ចំណាយការប្រាក់លើបំណុលភតិសន្យាចំនួន ២៥៦.០៥០ដុល្លារអាមេរិក និងចំណាយរំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ចំនួន ១.១៤១.០៤១ដុល្លារអាមេរិក ត្រូវបានកត់ត្រាក្នុងចំណេញ-ខាត សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

ចំណាយលើការជួលក្នុងគ្រាមុន ក្រោមភតិសន្យាប្រតិបត្តិ ត្រូវបានគេឈប់កត់ត្រាក្នុងចំណេញ-ខាត ដែលបានបណ្តាលឲ្យមានការថយចុះលើចំណេញរក្សាទុកចំនួន ២៧៨.៣១៧ដុល្លារអាមេរិក សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

(e) ការធ្វើចំណាត់ថ្នាក់ឡើងវិញ ចំពោះទ្រព្យសកម្មផ្សេងៗ មានដូចខាងក្រោម៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះការប្រាក់ត្រូវទទួល ទៅជាប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល (កំណត់សម្គាល់ ៤.១.iii.a)	(៣៧.១៤៥)	(១៤៩.២៤៩)	(៨.៥៩៤)	(៣៤.៦៩៤)
ការធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះការប្រាក់ត្រូវទទួល ទៅជាប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ (កំណត់សម្គាល់ ៤.១.iii.b)	(៣៩៩)	(១.៦០៣)	(៣០.៨៥៤)	(១២៤.៥៥៨)
ការធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះការប្រាក់ត្រូវទទួលទៅជាឥណទាន និងបុរេប្រទាន (កំណត់សម្គាល់ ៤.១.iii.c.iii)	(៣.៤០៥.០៥៨)	(១៣.៦៨១.៥២៣)	(២.៥៤៨.៩៤០)	(១០.២៩០.០៧១)
ការធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះអត្ថប្រយោជន៍បុគ្គលិក (កំណត់សម្គាល់ ៤.១.iii.c.i)	២.៣៧១.៣៨៦	៩.៥២៨.២២៩	១.៤៦៦.៧០១	៥.៩២១.០៧២
ការធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះទឹកប្រាក់ដែលក្រុមហ៊ុនមេផ្ទាល់ជំពាក់ (i)	៩១.២១៧	៣៦៦.៥១០	៥៧.៦៩៥	២៣២.៩១៥
ការកត់ត្រាត្រឡប់មកវិញចំពោះបង្គរការប្រាក់ដែលបានព្យួរ (ii)	២០៨.៩៤៣	៨៣៩.៥៣៣	-	-
ការធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះគណនីការខាតពីការប្តូររូបិយប័ណ្ណទៅជាបំណុលផ្សេងៗ(iii)	២៦២.១២៥	១.០៥៣.២១៨	-	-
	(៥០៨.៩៣១)	(២.០៤៤.៨៨៥)	(១.០៦៣.៩៩២)	(៤.២៩៥.៣៣៦)

- (i) ការធ្វើចំណាត់ថ្នាក់ឡើងវិញពី «ទឹកប្រាក់ដែលក្រុមហ៊ុនមេផ្ទាល់ជំពាក់» មកបង្ហាញក្នុង «ទ្រព្យសកម្មផ្សេងៗ» គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដោយសារវាមិនត្រូវបានតម្រូវឲ្យបង្ហាញដាច់ដោយឡែកពីគ្នាទេ។
- (ii) បង្គរការប្រាក់ដែលបានព្យួរ គឺជាចំនួនទឹកប្រាក់នៃបង្គរការប្រាក់ លើឥណទានមិនដំណើរការ ដែលបានកត់ត្រាត្រឡប់មកវិញ អនុលោមទៅតាមតម្រូវការរបស់ធនាគារកណ្តាល។ ក្នុងការអនុវត្ត CIFRS បង្គរការប្រាក់ដែលបានព្យួរ មានទឹកប្រាក់ចំនួន ២០៨.៩៤៣ ដុល្លារអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងចំនួន ៨៩.៤៧៦ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ត្រូវបានកំណត់ឡើងវិញ(កំណត់

សម្គាល់ ៤.១.iii.ក)។ កំណើនបង្គរការប្រាក់ដែលបានព្យួរ ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានទឹកប្រាក់ចំនួន ១១៩.៤៦៧ដុល្លារអាមេរិក ត្រូវបានកត់ត្រាខាងខ្ទង់ឥណទាននៅក្នុងចំណូលការប្រាក់។

(iii) ធនាគារបានប្រើគណនីការប្តូររូបិយប័ណ្ណប្រហាក់ប្រហែលគ្នា ដើម្បីកត់ត្រាលម្អៀងពីការប្តូររូបិយប័ណ្ណ ចំពោះទ្រព្យសកម្ម និងបំណុលរូបិយវត្ថុ នាការបរិច្ឆេទរាយការណ៍។ ចំនួនទឹកប្រាក់នៃការខាតបង់ពីការប្តូររូបិយប័ណ្ណ ចំពោះគណនីការប្តូររូបិយប័ណ្ណ ត្រូវបានចាត់ថ្នាក់ឡើងវិញ ពីទ្រព្យសកម្មផ្សេងៗ ទៅជាបំណុលផ្សេងៗ ចំនួន ២៦២.១២៥ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

(f) ការធ្វើចំណាត់ថ្នាក់ឡើងវិញ ចំពោះបំណុលផ្សេងៗ មានដូចខាងក្រោម៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះការប្រាក់ត្រូវបង់សម្រាប់ប្រាក់បញ្ញើរបស់ធនាគារ (i)	(១៨៧.៤៧១)	(៧៥៣.២៥៨)	(២៥.៥០៧)	(១០២.៩៧២)
ការធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះការប្រាក់ត្រូវបង់សម្រាប់ប្រាក់បញ្ញើរបស់អតិថិជន (i)	(៣.៦៣៣.១២៥)	(១៤.៥៩៧.៨៩៦)	(៣.១០០.៩៨៦)	(១២.៥១៨.៦៨០)
ការធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះការប្រាក់ត្រូវបង់សម្រាប់ប្រាក់កម្ចី (i)	(៧៩.១៧៥)	(៣១៨.១២៥)	-	-
ការធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះការប្រាក់ត្រូវបង់សម្រាប់អនុបំណុល(i)	(៦៨.៤៦៦)	(២៧៥.០៩៦)	(៦៨.៤៦៦)	(២៧៦.៣៩៧)
ការធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះមូលនិធិសោធននិវត្តន៍បុគ្គលិក និងការទូទាត់ប្រាក់បំណាច់អតីតភាពការងារ (ii)	(១.៦២៧.៣៤៨)	(៦.៥៣៨.៦៨៤)	(១.០៥៦.១៥៥)	(៤.២៦៣.៦៩៨)
ការធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះទឹកប្រាក់ជំពាក់អ្នកផ្គត់ផ្គង់ (iii)	៩២៧.៧១០	៣.៧២៧.៥៣៩	៨៥៦.១៨៧	៣.៤៥៦.៤២៧
សវិធានធនសម្រាប់ការខាតឥណទាន រំពឹងទុកចំពោះកិច្ចសន្យាក្រៅតារាងតុល្យការ និងកិច្ចសន្យា ធានាផ្នែកហិរញ្ញវត្ថុ (iv)	១៥៥.៣១៤	៦២៤.០៥២	១០៩.៨៤១	៤៤៣.៤២៨
បង្គរច្បាប់ឈប់សម្រាកប្រចាំឆ្នាំ (v)	៩៥.១៣៨	៣៨២.២៦៤	៦៥.១៩៧	២៦៣.២០០
កម្រៃឥណទានបានទទួល (vi)	(១៩១.០១៧)	(៧៦៧.៥០៨)	(៨០.៤៨៧)	(៣២៤.៩២៥)
ការកត់ត្រាត្រឡប់មកវិញនៃបង្គរការប្រាក់ ដែលបានព្យួរ (កំណត់សម្គាល់ ៤.១.iii.e.ii)	-	-	(៨៩.៤៧៦)	(៣៦១.២១៥)
ការធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះការទូទាត់ ជាមុនលើប័ណ្ណឥណទាន (កំណត់សម្គាល់ ៤.១.iii.c.vi)	៧៤៣.៨៧៨	២.៩៨៨.៩០៣	៣០៨.៨៦៦	១.២៤៦.៨៩២
ការធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះខាតពីការប្តូររូបិយប័ណ្ណទៅជាបំណុលផ្សេងៗ (កំណត់សម្គាល់ ៤.១.iii.e.iii)	២៦២.១២៥	១.០៥៣.២១៨	-	-
	(៣.៦០២.៤៣៧)	(១៤.៤៧៤.៥៩១)	(៣.០៨០.៩៨៦)	(១២.៤៣៧.៩៤០)

- (i) បង្កការប្រាក់ត្រូវទទួលបានបង់ចំពោះប្រាក់បញ្ញើរបស់ធនាគារ ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី និងអនុបំណុល ដែលត្រូវបានដាក់បង្ហាញក្នុងត្រីមាសក្នុង «បំណុលផ្សេងៗ» ត្រូវបានចាត់ថ្នាក់ឡើងវិញទៅជា «ប្រាក់បញ្ញើរបស់ធនាគារ ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី និងអនុបំណុល វាស់វែងតាមថ្លៃដើមដករំលស់»។
- (ii) ការធ្វើចំណាត់ថ្នាក់ឡើងវិញ ចំពោះមូលនិធិសោធននិវត្តន៍បុគ្គលិក និងការទូទាត់ ប្រាក់បំណាច់អតីតភាពការងារ ពី «បំណុលផ្សេងៗ» មកបង្ហាញដាច់ដោយឡែក ជា «អត្ថប្រយោជន៍បុគ្គលិក» គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងថ្ងៃទី០១ ខែ មករា ឆ្នាំ២០១៨ ដោយសារត្រូវបានតម្រូវឲ្យបង្ហាញដាច់ដោយឡែក សម្រាប់ អត្ថប្រយោជន៍បុគ្គលិក។
- (iii) ការធ្វើចំណាត់ថ្នាក់ឡើងវិញ ចំពោះ «ទឹកប្រាក់ដំណាក់កាលផ្គត់ផ្គង់» មកបង្ហាញក្នុង «បំណុល ផ្សេងៗ» គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដោយសារ ត្រូវបានតម្រូវឲ្យបង្ហាញដាច់ដោយឡែក។
- (iv) សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ចំពោះកិច្ចសន្យាផ្តល់ឥណទាន និងកិច្ច សន្យាធានាផ្នែកហិរញ្ញវត្ថុ ដែលផ្អែកទៅតាមគំរូ ECL របស់ CIFRS 9 ដែលមាន ទឹកប្រាក់ចំនួន ១៥៥.៣១៤ ដុល្លារអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងចំនួន ១០៩.៨៤១ ដុល្លារអាមេរិក នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។ សំវិធានធន សម្រាប់ការ ខាតបង់ឥណទានរំពឹងទុក ចំពោះកិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានា ផ្នែកហិរញ្ញវត្ថុ ផ្អែកទៅតាម CAS និងគោលការណ៍ណែនាំរបស់ធនាគារកណ្តាល មានទឹកប្រាក់ចំនួន ៨៨៩.៤៦៧ ដុល្លារអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។
- (v) បង្កបញ្ចប់ឈប់សម្រាកប្រចាំឆ្នាំ គឺជាបញ្ចប់ឈប់សម្រាកប្រចាំឆ្នាំដែលមិនបានប្រើប្រាស់ ដែលបុគ្គលិកអាចយោងទៅឆ្នាំខាងមុខបាន ក្នុងរយៈពេលបីឆ្នាំ ឬត្រូវបង់នៅពេលបុគ្គលិក លាឈប់ពីការងារ។ ធនាគារ បានកត់ត្រាបង្កបញ្ចប់សម្រាប់ការទូទាត់បញ្ចប់ឈប់ សម្រាកមិនបានប្រើប្រាស់ដែលមានទឹកប្រាក់ចំនួន ៩៥.១៣៨ ដុល្លារអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងចំនួន ៦៥.១៩៧ ដុល្លារអាមេរិក នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។
- (vi) កម្រៃឥណទានបានទទួល គឺជាកម្រៃដំណើរការឥណទាន ដែលធនាគារបានទទួលពី ដំណើរការផ្តល់ឥណទានឲ្យអតិថិជន។ ក្នុងអំឡុងឆ្នាំ ធនាគារបានទទួលកម្រៃឥណទាន ចំនួន ១៩១.០១៧ ដុល្លារអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងចំនួន ៨០.៤៨៧ ដុល្លារ អាមេរិក នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ។

(១) បម្រែបម្រួលខាងលើនេះត្រូវបានកាត់បន្ថយឥណទាន និងបណ្តាលឲ្យមានតំហាយពន្ធ ពន្យារទ្រព្យសកម្ម ដូចខាងក្រោម៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតបណ្តាលមកពីការ ថយចុះតម្លៃឥណទាន	(១.១៧៨.៣៤២)	(៤.៧៣៤.៥៧៨)	(៦៨០.៣១០)	(២.៧៤៦.៤១១)
កម្រៃដំណើរការឥណទាន មិនទាន់ដករំលស់	៣៤៥.៣៧៩	១.៣៨៧.៧៣២	២១៣.០៧៧	៨៦០.១៩២
រំលស់ពន្យើ	១៩៥.៥៣៧	៧៨៥.៦៦៨	-	-
អត្ថប្រយោជន៍បុគ្គលិក	១៣៤.៤០៣	៥៤០.០៣១	១០៥.៦១៥	៤២៦.៣៦៨
ភតិសន្យា	៥៥.៦៦៣	២២៣.៦៥៤	៣៥.៩៥៥	១៤៥.១៥០
បង្កបញ្ចប់ឆ្នាំ	១៩.០២៨	៧៦.៤៥៥	១៣.០៣៩	៥២.៦៣៨
	(៤២៨.៣៣២)	(១.៧២១.០៣៨)	(៣១២.៦២៤)	(១.២៦២.០៦៣)

(h) និយ័តកម្មចំពោះប្រាក់ចំណេញរក្សាទុក មានដូចខាងក្រោម៖

	កំណត់ សម្គាល់	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតបណ្តាលមកពី ការថយចុះតម្លៃ ប្រាក់បញ្ញើ និងការ ដាក់ប្រាក់នៅ ធនាគារផ្សេងៗ	b	៧៦.៣៧៤	៣០៦.៨៧១	(៧០.៦៣២)	(២៨៥.១៤១)
ខាតបណ្តាលមក ពីការថយចុះ តម្លៃឥណទាន និងបុរេប្រទាន	c.ii	៥.០៨១.១៩១	២០.៤១៦.២២៥	៣.៥៨២.០២៤	១៤.៤៦០.៦៣១
ខាតបណ្តាលមកពី ការថយចុះតម្លៃ កិច្ចសន្យាផ្តល់ ឥណទាន និង កិច្ចសន្យាធានា ផ្នែកហិរញ្ញវត្ថុ	f.iii	៧៣៤.១៥៣	២.៩៤៩.៨២៧	(១០៩.៨៤១)	(៤៤៣.៤២៨)
កម្រៃឥណទានមិន ទាន់ដករំលស់	c.iv	(១.៥៣៥.៨៧៨)	(៦.១៧១.១៥៨)	(៩៨៨.៨៩៨)	(៣.៩៧៦.០៣៣)
ភតិសន្យា	d	(២៧៨.៣១៧)	(១.១១៨.២៧៨)	(១៧៩.៧៧៥)	(៧២៥.៧៥២)
បុរេប្រទាន អត្ថប្រយោជន៍ បុគ្គលិក	c.i	១៨២.០៩១	៧៣១.៦៤២	១៤៣.០៦៩	៥៧៧.៥៧០
ការកាត់ត្រាបង្ក ឡើងវិញនូវតម្លៃ អប្បបរមាចំពោះ ចំណូលការប្រាក់	c.v	(១២៨.២៨៦)	(៥១៥.៤៥៣)	(៦១.៥៥៩)	(២៤៨.៥១៤)
ការកាត់ត្រាត្រឡប់ មកវិញនៃបង្កការ ប្រាក់ដែលបានល្អ បង្កបញ្ចប់ឈប់ សម្រាកប្រចាំឆ្នាំ	e.ii f.v	២០៨.៩៤៣ (៩៥.១៣៨)	៨៣៩.៥៣៣ (៣៨២.២៦៤)	៨៩.៤៧៦ (៦៥.១៩៧)	៣៦១.២១៥ (២៦៣.២០០)
ផលប៉ះពាល់ពន្ធ ចំពោះខ្ទង់ខាងលើ	g	(៤២៨.៣៣២)	(១.៧២១.០៣៨)	(៣១២.៦២៤)	(១.២៦២.០៦៣)
និយ័តកម្មសរុបលើ ប្រាក់ចំណេញរក្សាទុក		៣.៨១៦.៨០០	១៥.៣៣៥.៩០៤	២.០៣០.០៤៤	៨.១៩៥.២៨៧
ការផ្ទេរពីប្រាក់ ចំណេញរក្សាទុកទៅ ទុនបម្រុងតាមច្បាប់	i	(៥.៨៩១.៧១៦)	(២៣.៦៧២.៩១៥)	(៣.៤០១.៥៥១)	(១៣.៧៣២.០៦១)
ទុនបម្រុងផ្សេងៗ		-	៣៥៨.៩៥៩	-	-
ផលប៉ះពាល់សរុប នៃការផ្លាស់ប្តូរមក អនុវត្ត CIFRS		(២.០៧៤.៩១៦)	(៧.៩៧៨.០៥២)	(១.៣៧១.៥០៧)	(៥.៥៣៦.៧៧៤)

(i) ដូចក្នុងកំណត់សម្គាល់ ២.១៥ សំវិធានធនតាមច្បាប់បង្ក ដែលផ្អែកតាម CAS និង គោលការណ៍ណែនាំរបស់ធនាគារកណ្តាល មានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្កដែល ផ្អែកតាម CIFRS 9 ដូចនេះចំនួនបំពេញបន្ថែម 'topping up' ត្រូវបានផ្ទេរពីប្រាក់ចំណេញ រក្សាទុក ទៅទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញក្នុងមូលធន។

៤.២ ការផ្ទៀងផ្ទាត់លទ្ធផលលម្អិតសរុប

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល
លទ្ធផលលម្អិតសរុបដែលបានរាយការណ៍ក្រោម CAS និងគោលការណ៍ណែនាំរបស់ធនាគារកណ្តាល	១១.២៦៥.១៧០	៤៥.៥៦៧.៦១៣
ផលប៉ះពាល់ពីការផ្លាស់ប្តូរមកអនុវត្ត CIFRS	១.៧៨៦.៧៥៦	៦.៧៣៦.៦០៧
លទ្ធផលលម្អិតសរុបដែលបានរាយការណ៍ក្រោម CIFRS	១៣.០៥១.៩២៦	៥២.៣០៤.២២០

(i) ការបង្ហាញរូបិយប័ណ្ណ

អនុលោមតាមប្រកាសលេខ ៨៧-០៧-១៦៤ ប្រ.ក របស់ធនាគារជាតិ នៃកម្ពុជា ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានប្តូរពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល ដោយប្រើអត្រា នាថ្ងៃបិទបញ្ជី (១ដុល្លារអាមេរិក ស្មើនឹង ៤.០១៨ រៀល) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ អនុវត្តតាម CIAS 21 របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានប្តូរសារជាថ្មីទៅជាប្រាក់រៀល ដោយប្រើអត្រាមធ្យមប្រចាំឆ្នាំ ដែល១ដុល្លារអាមេរិក ស្មើនឹង ៤.០៤៥ រៀល។ សម្រាប់ហេតុផលជាក់ស្តែង ធនាគារមិនបានបង្ហាញការផ្ទៀងផ្ទាត់នៃខ្ទង់ចំណូល និងចំណាយនីមួយៗ នៅក្នុងរបាយការណ៍ចំណេញ-ខាតសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ទេ។ ផលប៉ះពាល់នៃការប្តូរសារជាថ្មីពីអត្រាបិទបញ្ជីទៅប្រើអត្រាមធ្យម គឺមិនមានជាសារវន្តទេ ហើយបានរាយការណ៍ជាលទ្ធផលលម្អិតផ្សេងៗ និងទុនបម្រុងផ្សេងៗ ។

(ii) ការផ្ទៀងផ្ទាត់លទ្ធផលលម្អិតសរុប សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

		CAS និង គោលការណ៍ណែនាំរបស់ធនាគារកណ្តាល សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ផលប៉ះពាល់ចំពោះការផ្លាស់ប្តូរមកអនុវត្ត CIFRS សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		CIFRS សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	a	៣៦.២៨០.២៦៣	១៤៦.៧៥៣.៦៦៤	៧៦៦.០៧៨	៣.០៩៨.៧៨៦	៣៧.០៤៦.៣៤១	១៤៩.៨៥២.៤៥០
ចំណាយការប្រាក់	b	(១១.៨៨២.១០៥)	(៤៨.០៦៣.១១៥)	(២៥៦.០៥០)	(១.០៣៥.៧២២)	(១២.១៣៨.១៥៥)	(៤៩.០៩៨.៨៣៧)
ចំណូលការប្រាក់សុទ្ធ		២៤.៣៩៨.១៥៨	៩៨.៦៩០.៥៤៩	៥១០.០២៨	២.០៦៣.០៦៤	២៤.៩០៨.១៨៦	១០០.៧៥៣.៦១៣
ចំណូលកម្រៃជើងសារ	c	៦.៣៧២.៨៧០	២៥.៧៧៨.២៥៩	(១.១១៤.២៦៩)	(៤.៥០៧.២១៨)	៥.២៥៨.៦០១	២១.២៧១.០៤១
ចំណាយកម្រៃជើងសារ	h	-	-	(១.១៦៥.០៨៦)	(៤.៧១២.៧៧៣)	(១.១៦៥.០៨៦)	(៤.៧១២.៧៧៣)
ចំណូលកម្រៃជើងសារសុទ្ធ		៦.៣៧២.៨៧០	២៥.៧៧៨.២៥៩	(២.២៧៩.៣៥៥)	(៩.២១៩.៩៩១)	៤.០៩៣.៥១៥	១៦.៥៥៨.២៦៨
ខាតពីការថយចុះតម្លៃឥណទាន	d	(២.៤៧៦.៣១២)	(១០.០១៦.៦៨២)	២.៤៩០.៧០៤	១០.០៧៤.៨៩៨	១៤.៣៩២	៥៨.២១៦
ចំណូលប្រតិបត្តិការផ្សេងៗ	e	៩៩៧.៦៣៩	៤.០៣៥.៤៥០	(៣៤.៦៩៦)	(១៤០.៣៤៥)	៩៦២.៩៤៣	៣.៨៩៥.១០៥
ចំណេញ/(ខាត)ផ្សេងៗ – សុទ្ធ	e	-	-	(១០៣.៦៤៤)	(៤១៩.២៤០)	(១០៣.៦៤៤)	(៤១៩.២៤០)
ចំណូលប្រតិបត្តិការផ្សេងៗសរុប		(១.៤៧៨.៦៧៣)	(៥.៩៨១.២៣២)	២.៣៥២.៣៦៤	៩.៥៥៥.៣១៣	៨៧៣.៦៩១	៣.៥៣៤.០៨១
ចំណាយ							
ចំណាយបុគ្គលិក	f	(៧.៣៣៥.៥៩៧)	(២៩.៦៧២.៤៩០)	(១៤០.៩៦៩)	(៥៧០.២២០)	(៧.៤៧៦.៥៦៦)	(៣០.២៤២.៧១០)
ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	g	(១.០៤៤.៧៥៥)	(៤.២២៦.០៣៤)	(១.១៤១.០៤១)	(៤.៦១៥.៥១១)	(២.១៨៨.៧៩៦)	(៨.៨៤១.៥៤៥)
ចំណាយប្រតិបត្តិការផ្សេងៗ	h	(៦.៤៩០.១៨៨)	(២៦.២៥២.៨១០)	២.៦០១.៤៣៧	១០.៥២២.៨១៣	(៣.៨៨៨.៧៩១)	(១៥.៧២៩.៩៩៧)
		(១៤.៨៧០.៥៤០)	(៦០.១៥១.៣៣៤)	១.៣១៩.៤៦៧	៥.៣៣៧.០៨២	(១៣.៥៥១.១១៣)	(៥៤.៨១៤.២៥២)
ចំណេញមុនពន្ធលើប្រាក់ចំណូល		១៤.៤២១.៨១៥	៥៨.៣៣៦.២៤២	១.៩០២.៤៦៤	៧.៦៩៥.៤៦៨	១៦.៣២៤.២៧៩	៦៦.០៣១.៧១០
ចំណាយពន្ធលើប្រាក់ចំណូល	i	(៣.១៥៦.៦៤៥)	(១២.៧៦៨.៦២៩)	(១១៥.៧០៨)	(៤៦៨.០៣៩)	(៣.២៧២.៣៨៣)	(១៣.២៣៦.៦៦៨)
ចំណេញសុទ្ធក្នុងឆ្នាំ		១១.២៦៥.១៧០	៤៥.៥៦៧.៦១៣	១.៧៨៦.៧៥៦	៧.២២៧.៤២៩	១៣.០៥១.៩២៦	៥២.៧៩៥.០៤២
លទ្ធផលលម្អិតផ្សេងៗ៖							
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញ ក្នុងចំណេញ-ខាត							
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	-	(៤៩០.៨២២)	-	(៤៩០.៨២២)
លទ្ធផលលម្អិតផ្សេងៗក្នុងឆ្នាំ		-	-	-	(៤៩០.៨២២)	-	(៤៩០.៨២២)
លទ្ធផលលម្អិតសរុបក្នុងឆ្នាំ		១១.២៦៥.១៧០	៤៥.៥៦៧.៦១៣	១.៧៨៦.៧៥៦	៦.៧៣៦.៦០៧	១៣.០៥១.៩២៦	៥២.៣០៤.២២០
ចំណេញរបស់៖							
ម្ចាស់ធនាគារ		១១.២៦៥.១៧០	៤៥.៥៦៧.៦១៣	១.៧៨៦.៧៥៦	៧.២២៧.៤២៩	១៣.០៥១.៩២៦	៥២.៧៩៥.០៤២
លទ្ធផលលម្អិតសរុបរបស់៖							
ម្ចាស់ធនាគារ		១១.២៦៥.១៧០	៤៥.៥៦៧.៦១៣	១.៧៨៦.៧៥៦	៦.៧៣៦.៦០៧	១៣.០៥១.៩២៦	៥២.៣០៤.២២០

(ii) កំណត់សម្គាល់ចំពោះការផ្ទៀងផ្ទាត់លទ្ធផលលម្អិតសរុប សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

(a) និយ័តកម្មចំពោះចំណូលការប្រាក់ មានដូចខាងក្រោម៖

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨			
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល
ការកត់ត្រាបង្កើនឡើងវិញនូវតម្លៃអប្បបរមារួចនៃចំណូលការប្រាក់	៤.១.iii.c.v	(៦៦.៧២៧)	(២៦៩.៩១១)
ការកត់ត្រាត្រឡប់មកវិញនៃបង្គរការប្រាក់ដែលបានព្យួរ	៤.១.iii.e.ii	១១៩.៤៦៧	៤៨៣.២៤៤
ឥណទាន និងបុរេប្រទានបុគ្គលិកបុគ្គលិក	៤.១.iii.c.i	១៥០.០៤៩	៦០៦.៩៤៩
កម្រៃដំណើរការឥណទានដែលរកបាន	i	៥៦៣.២៨៩	២.២៧៨.៥០៤
		៧៦៦.០៧៨	៣.០៩៨.៧៨៦

(i) ការធ្វើចំណាត់ថ្នាក់ឡើងវិញ ចំពោះកម្រៃដំណើរការឥណទាន ដែលបានដករំលស់ក្នុងអំឡុងឆ្នាំ ពី «ចំណូលកម្រៃជើងសា» ទៅជា «ចំណូលការប្រាក់» ដោយសារវាជាផ្នែកនៃចំណូលការប្រាក់។

(b) ចំណាយការប្រាក់ លើបំណុលភតិសន្យា មានទឹកប្រាក់ចំនួន ២៥៦.០៥០ ដុល្លារអាមេរិក (កំណត់សម្គាល់ ៤.១.iii.d)។

(c) និយ័តកម្មចំពោះចំណូលកម្រៃជើងសា មានដូចខាងក្រោម៖

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨			
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល
កម្រៃដំណើរការឥណទានដែលមិនទាន់រកបាន	៤.១.iii.c.iv	(៦៦១.៥១២)	(២.៦៧៩.៨១៦)
កម្រៃឥណទានបានទទួល	៤.១.iii.f.vi	១១០.៥៣២	៤៤៧.១០២
កម្រៃដំណើរការឥណទានដែលរកបាន	៤.២.iii.a.i	(៥៦៣.២៨៩)	(២.២៧៨.៥០៤)
		(១.១១៤.២៦៩)	(៤.៥០៧.២១៨)

(d) កំណើនការខាតបណ្តាលមកពីការថយចុះតម្លៃឥណទាន មានដូចខាងក្រោម៖

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨			
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល
ខាតបណ្តាលមកពីការថយចុះតម្លៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៤.១.iii.b	១៤៧.០០៦	៥៩៤.៦៣៩
ខាតបណ្តាលមកពីការថយចុះតម្លៃឥណទាន និងបុរេប្រទាន	៤.១.iii.c.ii	១.៤៩៩.១៦៧	៦.០៦៤.១៣១
ខាតបណ្តាលមកពីការថយចុះតម្លៃកិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុផ្សេងៗ	៤.១.iii.f.iii	៨៤៣.៩៩៤	៣.៤១៣.៩៥៦
		៥៣៧	២.១៧២
		២.៤៩០.៧០៤	១០.០៨៤.៨៩៨

(e) តំហយចំណេញ/(ខាត)ផ្សេងៗ - សុទ្ធ មានដូចខាងក្រោម៖

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨			
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល
ការធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	i	៣៤.៥៥៥	១៣៩.៧៧៥
ការធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះខាតពីការប្តូររូបិយប័ណ្ណ	ii	(១៣៨.៣៣៩)	(៥៥៩.៥៨១)
ការធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះចំណេញពីការប្តូររូបិយប័ណ្ណ	ii	១៤០	៥៦៦
		(១០៣.៦៤៤)	(៤១៩.២៤០)

(i) ការធ្វើចំណាត់ថ្នាក់ឡើងវិញ ចំពោះចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ពី «ចំណូលប្រតិបត្តិការផ្សេងៗ» ដោយសារវាត្រូវបានតម្រូវឲ្យដាក់បង្ហាញដាច់ដោយឡែកក្រោម «ចំណេញ/(ខាត)ផ្សេងៗ-សុទ្ធ»។

(ii) ការធ្វើចំណាត់ថ្នាក់ឡើងវិញ ចំពោះចំណេញ និងខាតពីការប្តូររូបិយប័ណ្ណ ពី «ចំណាយប្រតិបត្តិការផ្សេងៗ» ដោយសារវាត្រូវបានតម្រូវឲ្យដាក់បង្ហាញដាច់ដោយឡែកក្រោម «ចំណេញ/(ខាត)ផ្សេងៗ-សុទ្ធ»។

(f) ចំណាយបុគ្គលិកផ្សេងៗដែលមានទឹកប្រាក់ចំនួន ២៩.៩៤២ ដុល្លារអាមេរិក ត្រូវបានចាត់ថ្នាក់ឡើងវិញ ពីចំណាយប្រតិបត្តិការផ្សេងៗ ទៅជាចំណាយបុគ្គលិក។ ជាងនេះទៅទៀត ចំណាយបុរេប្រទានអត្ថប្រយោជន៍បុគ្គលិក ដែលពាក់ព័ន្ធនឹងឥណទាន និងបុរេប្រទានបុគ្គលិក ត្រូវបានកត់ត្រាជាចំណាយ នៅក្នុងចំណាយបុគ្គលិក មានទឹកប្រាក់ចំនួន ១១១.០២៨ ដុល្លារអាមេរិក។

(g) ក្នុងការអនុវត្ត CIFRS 16 ចំណាយរំលស់លើទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ចំនួន ១.១៤១.០៤១ ដុល្លារអាមេរិក ត្រូវបានកត់ត្រា។

(h) តំហយចំណាយប្រតិបត្តិការផ្សេងៗ មានដូចខាងក្រោម៖

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨			
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល
ការកត់ត្រាត្រឡប់មកវិញនៃចំណាយលើការជួល	i	១.២៩៨.៥៤៩	៥.២៥២.៦៣១
ការធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះចំណាយកម្រៃជើងសា	ii	១.១៦៥.០៨៦	៤.៧១២.៧៧៣
ការធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះខាតពីការប្តូររូបិយប័ណ្ណ	៤.២.iii.e.ii	១៣៨.៣៣៩	៥៥៩.៥៨១
ផ្សេងៗ	៤.២.iii.d	(៥៣៧)	(២.១៧២)
		២.៦០១.៤៣៧	១០.៥២២.៨១៣

(i) ក្នុងការអនុវត្ត CIFRS 16 ចំណាយជួលដែលត្រូវបានកត់ត្រា ក្នុងត្រីមាសចំនួន ១.២៩៨.៥៤៩ ដុល្លារអាមេរិក ផ្អែកទៅតាម CAS និងគោលការណ៍ណែនាំរបស់ធនាគារកណ្តាល ត្រូវបានឈប់កត់ត្រាពីចំណាយប្រតិបត្តិការផ្សេងៗ។

(ii) ការធ្វើចំណាត់ថ្នាក់ឡើងវិញ ចំពោះចំណាយកម្រៃជើងសា ចំនួន ១.១៦៥.០៨៦ ដុល្លារអាមេរិក ពី «ចំណាយប្រតិបត្តិការផ្សេងៗ» ទៅជា «ចំណាយកម្រៃជើងសា» ដោយសារវាត្រូវបានតម្រូវឲ្យបង្ហាញដាច់ដោយឡែក។

(i) សូមយោងទៅកំណត់សម្គាល់ ៤.១.iii.g ដែលបណ្តាលឲ្យមានកំណើនចំណាយពន្ធពន្យារចំនួន ១១៥.៧០៨ ដុល្លារអាមេរិក។

៤.៣ ការផ្ទៀងផ្ទាត់របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

អនុលោមតាម CAS និងគោលការណ៍ណែនាំរបស់ធនាគារកណ្តាល ភតិសន្យាមួយត្រូវបានចាត់ថ្នាក់ជា ភតិសន្យាហិរញ្ញវត្ថុ ឬជាភតិសន្យាប្រតិបត្តិ។ លំហូរសាច់ប្រាក់ដែលកើតពីការទូទាត់ភតិសន្យាប្រតិបត្តិ ត្រូវបានចាត់ថ្នាក់ ក្នុងសកម្មភាពប្រតិបត្តិការ។ អនុលោមតាម CIFRS ជាទូទៅ ភាគីអ្នកជួលអនុវត្តនីតិវិធី ក្នុងការកត់ត្រា និងការវាស់វែងតែមួយដង ចំពោះភតិសន្យាទាំងអស់ និងកត់ត្រាបំណុលភតិសន្យា។ លំហូរសាច់ប្រាក់ដែលកើតឡើងពីការទូទាត់ប្រាក់ដើមនៃបំណុលភតិសន្យា ត្រូវបានចាត់ថ្នាក់ឡើងវិញ ទៅជាសកម្មភាពហិរញ្ញប្បទាន។ ដូចនេះលំហូរសាច់ប្រាក់ចេញពីសកម្មភាពប្រតិបត្តិការថយចុះចំនួន ១.០៤២.៤៩៩ ដុល្លារអាមេរិក និងលំហូរសាច់ប្រាក់ចេញពីសកម្មភាពហិរញ្ញប្បទាន កើនឡើងនូវចំនួនដូចគ្នានេះដែរ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ការប្រាក់បានបង់ក៏បានកើនឡើងចំនួន ២៥៦.០៥០ ដុល្លារអាមេរិកផងដែរ ដែលបណ្តាលមកពីការកត់ត្រាបំណុលភតិសន្យា។

៥. សាច់ប្រាក់ក្នុងដៃ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
ប្រាក់ដុល្លារអាមេរិក	៥៧.៣៨៨.៨៧០	២៣៣.៨៥៩.៦៤៥	៧៧.៥៤៧.១៦៦	៣១១.៥៨៤.៥១៣
ប្រាក់រៀល	២.៥១៦.៤៤៣	១០.២៥៤.៥០៥	១.១៧១.០៧០	៤.៧០៥.៣៥៩
	៥៩.៩០៥.៣១៣	២៤៤.១១៤.១៥០	៧៨.៧១៨.២៣៦	៣១៦.២៨៩.៨៧២

៦. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
គណនីចរន្ត	១០៧.៥៦៩.០២៩	៤៣៨.៣៤៣.៧៩៣	៨១.២៤៦.៤៩៧	៣២៦.៤៤៨.៤២៥
គណនីទូទាត់	១.៤៦០.២៩៦	៥.៩៥០.៧០៧	៤០៤.៨៦៨	១.៦២៦.៧៥៩
មូលបត្រអាចជួញដូរបាន	៩០.៦២៦.៧២៥	៣៦៩.៣០៣.៩០៤	៤៥.៩៩១.១៤៥	១៨៤.៧៩២.៤២១
សរុបរយៈពេលខ្លី	១៩៩.៦៥៦.០៥០	៨១៣.៥៩៨.៤០៤	១២៧.៦៤២.៥១០	៥១២.៨៦៧.៦០៥
	១៩៩.៦៥៦.០៥០	៨១៣.៥៩៨.៤០៤	១២៧.៦៤២.៥១០	៥១២.៨៦៧.៦០៥

(i) ធនាគារបានតម្កល់មូលបត្រអាចជួញដូរបាន (NCD) ដែលមានទឹកប្រាក់ចំនួន ១១.៧៣០.០០០ ដុល្លារអាមេរិក (៣១ ធ្នូ ២០១៨ ៖ ៥.៦០០.០០០ ដុល្លារអាមេរិក) ជាមួយធនាគារកណ្តាល ជាទ្រព្យបញ្ចាំលើហ្វាស៊ីលីតឺ សម្រាប់ទូទាត់។ NCD មួយផ្សេងទៀត ដែលមានទឹកប្រាក់ចំនួន ៧៨.៧០០.០០០ ដុល្លារអាមេរិក (៣១ ធ្នូ ២០១៨៖ ១០.៣៥៤.០០០ ដុល្លារអាមេរិក) នៅធនាគារកណ្តាល ត្រូវបានដាក់ជាទ្រព្យបញ្ចាំចំពោះប្រាក់កម្ចី លើប្រតិបត្តិការផ្តល់សន្ទនីយភាព ដោយមានការធានា (LPCO) (កំណត់សម្គាល់ ១៧)។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ធនាគារមិនទាន់បានប្រើឥណទានវិបារូបន៍ ចំពោះហ្វាស៊ីលីតឺ សម្រាប់ការទូទាត់នេះនៅឡើយទេ។

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាលមានដូចខាងក្រោម៖

	២០១៩	២០១៨
គណនីចរន្ត	សូន្យ	សូន្យ
គណនីទូទាត់	សូន្យ	សូន្យ
មូលបត្រអាចជួញដូរបាន	០,២៨% ទៅ ១,០៩%	០,២៤% ទៅ ១,១៣%

៧. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ

(ក) វិភាគតាមស្ថានភាពនិវាសនដ្ឋាន

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារក្នុងប្រទេស	១.៨១០.៣១៨	៧.៣៧៧.០៤៦	១.៧៩៤.៥៥២	៧.២១០.៥១០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារក្រៅប្រទេស	១២.៥៨២.៩៣៦	៥១.២៧៥.៤៦៤	៦.៧៤០.៩១៣	២៧.០៨៤.៩៨៩
	១៤.៣៩៣.២៥៤	៥៨.៦៥២.៥១០	៨.៥៣៥.៤៦៥	៣៤.២៩៥.៤៩៩
ដក៖ សំវិធានធនការខាតឥណទានរំពឹងទុក	(៣.៧៥៧)	(១៥.៣១០)	(៨.៩៧៧)	(៣៦.០៧០)
	១៤.៣៨៩.៤៩៧	៥៨.៦៣៧.២០០	៨.៥២៦.៤៨៨	៣៤.២៥៩.៤២៩

(ខ) វិភាគតាមប្រភេទគណនី

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារក្នុងប្រទេស៖				
គណនីចរន្ត	៨០៦.៨៥៧	៣.២៨៧.៩៤២	២៨០.១១០	១.១២៥.៤៨២
គណនីសន្សំ	១.០០៣.៤៦១	៤.០៨៩.១០៤	១.៥១៤.៤៤២	៦.០៨៥.០២៨
ដក៖ សំវិធានធនការខាតឥណទានរំពឹងទុក	(៤៧៣)	(១.៩២៧)	(១.៨៨៧)	(៧.៥៨២)
សមតុល្យនៅធនាគារក្នុងប្រទេសសរុប	១.៨០៩.៨៤៥	៧.៣៧៥.១១៩	១.៧៩២.៦៦៥	៧.២០២.៩២៨
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារក្រៅប្រទេស៖				
ប្រាក់បញ្ញើមានកាលកំណត់	៦.២២០.៣៥២	២៥.៣៤៧.៩៣៤	៤.១២៨.១២៣	១៦.៥៨៦.៧៩៨
គណនីចរន្ត	៦.៣៦២.៥៨៤	២៥.៩២៧.៥៣០	២.៦១២.៧៩០	១០.៤៩៨.១៩១
ដក៖ សំវិធានធនការខាតឥណទានរំពឹងទុក	(៣.២៨៤)	(១៣.៣៨៣)	(៧.០៩០)	(២៨.៤៨៨)
សមតុល្យនៅធនាគារក្រៅប្រទេសសរុប	១២.៥៧៩.៦៥២	៥៧.៦៦២.០៨១	៦.៧៣៣.៨២៣	២៧.០៥៦.៥០១
	១៤.៣៨៩.៤៩៧	៥៨.៦៣៧.២០០	៨.៥២៦.៤៨៨	៣៤.២៥៩.៤២៩

(គ) វិភាគតាមកាលកំណត់ឥណទាន

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	១៤.៣៨៩.៤៩៧	៥៨.៦៣៧.២០០	៨.៥២៦.៤៨៨	៣៤.២៥៩.៤២៩
រយៈពេលវែង	-	-	-	-
	១៤.៣៨៩.៤៩៧	៥៨.៦៣៧.២០០	៨.៥២៦.៤៨៨	៣៤.២៥៩.៤២៩

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ មានដូចខាងក្រោម៖

	២០១៩	២០១៨
គណនីចរន្ត	០,០០% - ០,៨០%	០,០០% - ១,៥០%
ប្រាក់បញ្ញើមានកាលកំណត់	១,២០% - ២,៤៥%	១,១៥% - ២,៤៥%
គណនីសន្សំ	១,២៥%	១,២៥%

៨. ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានរយៈពេលវែង	៣៤២.៥៣២.៣៥៤	១.៣៩៥.៨១៩.៣៤៣	២៤១.៦៨០.១៩៥	៩៧១.០៧១.០២៤
ឥណទានទិញគេហដ្ឋាន	២១៧.៦១៩.៥១១	៨៨៦.៧៩៩.៥០៧	១៨២.២២៨.៥៥០	៧៣២.១៩៤.៣១៤
ឥណទានវិបារូបន៍	៦៤.២៨០.៩២១	២៦១.៩៤៤.៧៥៣	៥៧.៧៧៩.៨១០	២៣២.១៥៩.២៧៧
សក្ខីបត្រឥណទានជំនឿទុកចិត្ត	៥៨.៧១៥.៦២០	២៣៩.២៦៦.១៥២	៥៤.៣៥៥.៣៤៥	២១៨.៣៩៩.៧៧៦
ឥណទានដែលអាចប្រើឡើងវិញបាន	៤.៦៨៣.៣៣៤	១៩.០៨៤.៥៨៦	២.៥១៥.៤៥៨	១០.១០៧.១១០
ឥណទានបុគ្គល	៣.៣០៣.៩០៥	១៣.៤៦៣.៤១៣	-	-
ឥណទានយានយន្ត	២.១៥៧.៣៩៨	៨.៧៩១.៣៩៧	១.០៧២.៤៩២	៤.៣០៩.២៧៣
ប័ណ្ណឥណទាន	១.៦៩៨.៦០៥	៦.៩២១.៨១៥	១.២៦៨.០៣២	៥.០៩៤.៩៥២
ឥណទានរយៈពេលខ្លី	៦៩១.២៩៦	២.៨១៧.០៣១	-	-
ឥណទានដុលសរុប	៦៩៥.៦៨២.៩៤៤	២.៨៣៤.៩០៧.៩៩៧	៥៤០.៨៩៩.៨៨២	២.១៧៣.៣៣៥.៧២៦
ដក៖ សំវិធានធនការខាតឥណទានរំពឹងទុក (កំណត់សម្គាល់ ៣៤.១)	(១.៩១៩.០៣៨)	(៧.៨២០.០៨០)	(១.២៦៤.៦៥៦)	(៥.០៨១.៣៨៧)
(ច) (i)				
ឥណទានសុទ្ធសរុប	៦៩៣.៧៦៣.៩០៦	២.៨២៧.០៨៧.៩១៧	៥៣៩.៦៣៥.២២៦	២.១៦៨.២៥៤.៣៣៩

(ក) សំវិធានធនការខាតឥណទានរំពឹងទុក

បម្រែបម្រួលសំវិធានធន សម្រាប់ការខាតបង់ឥណទាន មានដូចខាងក្រោម៖

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ECL ១២ខែ (ដំណាក់កាលទី ១)	១.៦៨០.៥២១	៦.៨៤៨.១២៣	១.០៩៨.០៧៩	៤.៤១២.០៨១
ECL ពេញមួយ អាយុកាល-ចិនចយុត្តៈ តម្លៃឥណទាន (ដំណាក់កាលទី ២)	២៦.២៣៧	១០៦.៩១៦	៨	៣២
ECL ពេញមួយ អាយុកាល-ចយុត្តៈតម្លៃ ឥណទាន (ដំណាក់កាលទី ៣)	២១២.២៨០	៨៦៥.០៤១	១៦៦.៥៦៩	៦៦៩.២៧៤
	១.៩១៩.០៣៨	៧.៨២០.០៨០	១.២៦៤.៦៥៦	៥.០៨១.៣៨៧

(ខ) វិភាគតាមប្រភេទអាជីវកម្ម

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គ្រឹះស្ថានហិរញ្ញវត្ថុ	៣៥.២២៣.៣៧៧	១៤៣.៥៣៥.២៦១	១៩.៧៨៣.៩១៤	៧៩.៤៩១.៧៦៦
ឥណទានទិញគេហដ្ឋាន	២១៩.០៥៧.៧៥៤	៨៩២.៦៦០.៣៤៨	១៨៤.២៦៥.១៣៩	៧៤០.៣៧៧.៣២៩
លក់ដុំ និងលក់រាយ	១១៤.១៨០.២៩៣	៤៦៥.២៨៤.៦៩៤	៨២.៩៣៣.៣៤៣	៣៣៣.២២៦.១៧២
នាំចូល និងនាំចេញ	១០៥.៤៩៩.១៥៤	៤២៩.៩០៩.០៥៣	៩៥.០១០.៧៥៧	៣៨១.៧៥៣.២២២
ផលិតកម្ម	៥១.២៥០.១១៧	២០៨.៨៤៤.២២៧	៤០.៧៧៩.៦៧២	១៦៣.៨៥២.៧២២
ហិរញ្ញវត្ថុ ធានារ៉ាប់រង អចលនទ្រព្យ និងសេវាអាជីវកម្ម	៣៩.៣១៩.៤៦២	១៦០.២២៦.៨០៨	២៧.៥៧២.៨៤៨	១១០.៧៨៧.៧០៣
សេវាមិនមែន ហិរញ្ញវត្ថុផ្សេងៗ	៣៧.៤៥២.៩០៨	១៥២.៦២០.៦០០	២២.៩៣០.០៦៩	៩២.១៣៣.០១៧
សំណង់	៣២.៤៨៤.៧០១	១៣២.៣៧៥.១៥៧	២៣.៧១៣.៨៣១	៩៥.២៨២.១៧៣
ការដឹកជញ្ជូន យន្តិកទំនិញ និងទំនាក់ទំនង	២២.៨៧៦.៧៣២	៩៣.២២២.៦៨៣	១៥.៦១៩.៦៣៨	៦២.៧៥៩.៧០៥
អគ្គិសនី ហ្គាស និងទឹកស្អាត	៧.៨១១.៩៧៧	៣១.៨៣៣.៨០៦	៦.០៧៣.៣៣២	២៤.៤០២.៦៤៨
កសិកម្ម	-	-	៤២៦.១៤៥	១.៧១២.២៥១
ផ្សេងៗ	៣០.៥២៦.៤៦៩	១២៤.៣៩៥.៣៦០	២១.៧៩១.១៩៤	៨៧.៥៥៧.០១៨
ឥណទានដុលសរុប	៦៩៥.៦៨២.៩៤៤	២.៨៣៤.៩០៧.៩៩៧	៥៤០.៨៩៩.៨៨២	២.១៧៣.៣៣៥.៧២៦

(គ) វិភាគតាមចំណាត់ថ្នាក់ឥណទាន

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ឥណទានដំណើរការ</i>				
ចំនួនដុល	៦៩២.៩០២.១៤៤	២.៨២៣.៥៧៦.២៣៧	៥៣៩.៨៥៤.៨០២	២.១៦៩.១៣៦.៥៩៤
ចំនួនដែលមានហានិភ័យមិនសង	៧៣៩.៨៥២.៦០៣	៣.០១៤.៨៩៩.៣៥៧	៥៧៥.៥៩៥.០៣៦	២.៣១២.៧៤០.៨៥៥
សំវិធានធនការខាតឥណទានរំពឹងទុក	១.៦៨០.៥២១	៦.៨៤៨.១២៣	១.០៩៨.០៧៩	៤.៤១២.០៨១
<i>ឥណទានក្រោមដំណើរការ</i>				
ចំនួនដុល	១.៦១៤.៩១៥	៦.៥៨០.៧៧៩	២០៣	៨១៦
ចំនួនដែលមានហានិភ័យមិនសង	២.០១៦.២០៧	៨.២១៦.០៤៤	១០.៥០០	៤២.១៨៩
សំវិធានធនការខាតឥណទានរំពឹងទុក	២៦.២៣៧	១០៦.៩១៦	៨	៣២
<i>ឥណទានមិនដំណើរការ</i>				
ចំនួនដុល	១.១៦៥.៨៨៥	៤.៧៥០.៩៨១	១.០៤៤.៨៧៧	៤.១៩៨.៣១៦
ចំនួនដែលមានហានិភ័យមិនសង	១.៦៨១.៦៥៩	៦.៨៥២.៧៦០	១.៥៥៥.៤៦៨	៦.២៤៩.៨៧០
សំវិធានធនការខាតឥណទានរំពឹងទុក	២១២.២៨០	៨៦៥.០៤១	១៦៦.៥៦៩	៦៦៩.២៧៤
<i>សរុប</i>				
ចំនួនដុល	៦៩៥.៦៨២.៩៤៤	២.៨៣៤.៩០៧.៩៩៧	៥៤០.៨៩៩.៨៨២	២.១៧៣.៣៣៥.៧២៦
ចំនួនដែលមានហានិភ័យមិនសង	៧៤៣.៥៥០.៤៦៩	៣.០២៩.៩៦៨.១៦១	៥៧៧.១៦១.០០៤	២.៣១៩.០៣២.៩១៤
សំវិធានធនការខាតឥណទានរំពឹងទុក	១.៩១៩.០៣៨	៧.៨២០.០៨០	១.២៦៤.៦៥៦	៥.០៨១.៣៨៧

(យ) វិភាគតាមកាលកំណត់ឥណទាន

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មិនលើស១ឆ្នាំ	១៤៣.៣៩៤.២៣០	៥៨៤.៣៣១.៤៨៧	១២១.០២៣.២៩០	៤៨៦.២៧១.៥៧៩
លើស១ឆ្នាំ និងមិនលើស៣ឆ្នាំ	៦៨.៩១៨.៩០៣	២៨០.៨៤៤.៥៣០	៥០.៦២៧.៨៥២	២០៣.៤២២.៧០៩
លើស៣ឆ្នាំ និងមិនលើស៥ឆ្នាំ	១៤៨.៤១២.៦០២	៦០៤.៧៨១.៣៥៣	១១៦.២៤៨.១១៩	៤៦៧.០៨៤.៩៤២
លើស៥ឆ្នាំ	៣៣៤.៩៥៧.២០៩	១.៣៦៤.៩៥០.៦២៧	២៥៣.០០០.៦២១	១.០១៦.៥៥៦.៤៩៦
ឥណទានដុលសរុប	៦៩៥.៦៨២.៩៤៤	២.៨៣៤.៩០៧.៩៩៧	៥៤០.៨៩៩.៨៨២	២.១៧៣.៣៣៥.៧២៦

(ង) វិភាគតាមហានិភ័យឥណទាន

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហានិភ័យធម្មតា	៥៩២.៤០១.៤៤៦	២.៤១៤.០៣៥.៨៩៣	៥១៤.២២៧.៣៦៦	២.០៦៦.១៦៥.៥៥៧
ហានិភ័យធំ	១០៣.២៨១.៤៩៨	៤២០.៨៧២.១០៤	២៦.៦៧២.៥១៦	១០៧.១៧០.១៦៩
ឥណទានដុលសរុប	៦៩៥.៦៨២.៩៤៤	២.៨៣៤.៩០៧.៩៩៧	៥៤០.៨៩៩.៨៨២	២.១៧៣.៣៣៥.៧២៦

ហានិភ័យធំត្រូវបានកំណត់និយមន័យ ដោយធនាគារកណ្តាលថាជាហានិភ័យឥណទានទូទៅចំពោះអ្នកទទួលជាឯកត្តជនណាមួយ ដែលលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

(ច) វិភាគតាមទំនាក់ទំនង

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ (កំណត់សម្គាល់ ៣៣(គ))	៨៧៤.៧០៩	៣.៥៦៤.៤៣៩	១.០៩៦.៦៣៩	៤.៤០៦.២៩៦
ភាគីមិនពាក់ព័ន្ធ	៦៩៤.៨០៨.២៣៥	២.៨៣១.៣៤៣.៥៥៨	៥៣៩.៨០៣.២៤៣	២.១៦៨.៩២៩.៤៣០
ឥណទានដុលសរុប	៦៩៥.៦៨២.៩៤៤	២.៨៣៤.៩០៧.៩៩៧	៥៤០.៨៩៩.៨៨២	២.១៧៣.៣៣៥.៧២៦

(ឆ) វិភាគតាមនិវាសនដ្ឋាន

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសដ្ឋាន	៦៩៥.៥៦០.៥១៧	២.៨៣៤.៤០៩.១០៧	៥៤០.៨៩៩.៨៨២	២.១៧៣.៣៣៥.៧២៦
អនិវាសដ្ឋាន	១២២.៤២៧	៤៩៨.៨៩០	-	-
ឥណទានដុលសរុប	៦៩៥.៦៨២.៩៤៤	២.៨៣៤.៩០៧.៩៩៧	៥៤០.៨៩៩.៨៨២	២.១៧៣.៣៣៥.៧២៦

(ជ) អត្រាការប្រាក់

	២០១៩	២០១៨
ឥណទានរយៈពេលវែង	៦,៣០% - ១៨,០០%	៦,៣០% - ១៨,០០%
ឥណទានទិញគេហដ្ឋាន	៣,៥០% - ១១,០០%	៣,៥០% - ១១,០០%
ឥណទានវិបារប័ន	៥,០០% - ១០,០០%	៦,០០% - ១០,០០%
សក្ខីបត្រឥណទានជំនឿទុកចិត្ត	៦,០០% - ៨,៧៥%	៦,០០% - ៨,៧៥%
ឥណទានដែលអាចប្រើឡើងវិញបាន	៧,០០% - ៧,២០%	៧,០០% - ៨,៥០%
ឥណទានបុគ្គល	៨,០០% - ២៤,០០%	គ្មាន
ប័ណ្ណឥណទាន	១៨,០០%	១៨,០០%
ឥណទានយានយន្ត	៦,៥០% - ១៨,០០%	៦,៥០% - ១៨,០០%

៩. ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
ទុនបម្រុងកាតព្វកិច្ច (i)	១០៧.០២៦.១៨៤	៤៣៦.១៣១.៧០០	៨៤.៦៦៦.៥៤៧	៣៤០.១៩០.១៨៦
រយៈពេលវែង				
ប្រាក់តម្កល់ធានាលើដើមទុន (ii)	៧.៥០០.០០០	៣០.៥៦២.៥០០	៧.៥០០.០០០	៣០.១៣៥.០០០
	១១៤.៥២៦.១៨៤	៤៦៦.៦៩៤.២០០	៩២.១៦៦.៥៤៧	៣៧០.៣២៥.១៨៦

(i) ទុនបម្រុងកាតព្វកិច្ច

ទុនបម្រុងកាតព្វកិច្ច គឺជាទុនបម្រុងអប្បបរមាដែលត្រូវបានគណនាតាមអត្រា ៨% នៃប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចីជាប្រាក់រៀល និង១២,៥០% នៃប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចីជារូបិយប័ណ្ណផ្សេងៗ។ ទុនបម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចី ពុំមានការប្រាក់ទេ។

(ii) ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសលេខ ធ៧-០១-១៣៦ប្រ.ក. ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ចេញដោយធនាគារកណ្តាល ស្តីពី «ប្រាក់តម្កល់ធានាលើដើមទុន» តម្រូវឲ្យធនាគារតម្កល់ប្រាក់ចំនួន ១០% នៃដើមទុនចុះបញ្ជីរបស់ធនាគារ ជាប្រាក់តម្កល់ធានាលើដើមទុននៅធនាគារកណ្តាល។ ប្រាក់តម្កល់នេះមិនសម្រាប់ប្រើប្រាស់ ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ហើយនឹងត្រូវបង្វិលជូនធនាគារវិញ នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ចប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។

អត្រាការប្រាក់ប្រចាំឆ្នាំ

	២០១៩	២០១៨
ប្រាក់តម្កល់ធានាលើដើមទុន	០,៤៨% ទៅ ៣,០០%	០,៦២% ទៅ ៣,០០%
ទុនបម្រុងកាតព្វកិច្ច	សូន្យ	០,០០% ទៅ ០,៣៨%

១០. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មាន អំពីភតិសន្យា ដែលធនាគារជាតិអ្នកផ្តល់។

ធនាគារជួលអគារមួយចំនួន សម្រាប់ធ្វើប្រតិបត្តិការជាការិយាល័យកណ្តាល និងការិយាល័យសាខា។ ជាទូទៅ កិច្ចសន្យាជួលត្រូវបានធ្វើឡើង សម្រាប់រយៈពេលកំណត់ ចាប់ពី២ឆ្នាំ រហូតដល់១០ឆ្នាំ។ ភតិសន្យាទាំងនេះមានរយៈពេលជួល ដែលបញ្ជាក់ពីការឡើងថ្លៃ និងសិទ្ធិបន្តកិច្ចសន្យាខុសៗគ្នា។ ចំពោះការបន្តកិច្ចសន្យាជាថ្មី លក្ខខណ្ឌនៃភតិសន្យាទាំងនេះ ត្រូវបានចរចាឡើងវិញ។

ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ (កាលបរិច្ឆេទផ្លាស់ប្តូរមកអនុវត្ត CIFRS) ធនាគារបានកត់ត្រាទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ចំពោះភតិសន្យាទាំងនេះ លើកលែងតែភតិសន្យាណាដែលមានរយៈពេលខ្លី។ សូមមើលកំណត់សម្គាល់ ៤ ស្តីពីការពន្យល់ ចំពោះការផ្លាស់ប្តូរមកអនុវត្ត CIFRS។

(ក) ចំនួនទឹកប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (រយៈពេលវែង)</i>				
អគារ	៥.២៩៤.៦០៩	២១.៥៧៥.៥៣២	៥.៤៣៧.៨៩៩	២១.៨៤៩.៤៧៨
	៥.២៩៤.៦០៩	២១.៥៧៥.៥៣២	៥.៤៣៧.៨៩៩	២១.៨៤៩.៤៧៨
<i>បំណុលភតិសន្យា</i>				
រយៈពេលខ្លី	១.១៨៧.១៩៥	៤.៨៣៧.៨២០	១.០៣៣.១៣៦	៤.១៥១.១៤០
រយៈពេលវែង	៤.៤៤៨.៨១៧	១៨.១២៨.៩២៩	៤.៦៨៣.០៨០	១៨.៨១៦.៦១៦
	៥.៦៣៦.០១២	២២.៩៦៦.៧៤៩	៥.៧១៦.២១៦	២២.៩៦៧.៧៥៦

ការបន្ថែមទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ក្នុងអំឡុងឆ្នាំ មានទឹកប្រាក់ចំនួន ១.០៣៦.៤៨៩ ដុល្លារអាមេរិក (២០១៨ ៖ សូន្យ)។

(ខ) ចំនួនទឹកប្រាក់ដែលបានកត់ត្រា នៅក្នុងរបាយការណ៍ចំណេញ-ខាត

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់</i>				
អគារ	១.១៧៩.៧៧៩	៤.៧៨០.៤៦៥	១.១៤១.០៤១	៤.៦១៥.៥១១
ចំណាយរំលស់ (កំណត់សម្គាល់ ២៧)	១.១៧៩.៧៧៩	៤.៧៨០.៤៦៥	១.១៤១.០៤១	៤.៦១៥.៥១១
<i>ចំណាយការប្រាក់លើបំណុលភតិសន្យា</i>				
អគារ	២២៨.៣២៧	៩២៥.១៨១	២៥៦.០៥០	១.០៣៥.៧២២
ចំណាយការប្រាក់	២២៨.៣២៧	៩២៥.១៨១	២៥៦.០៥០	១.០៣៥.៧២២
ចំណាយពាក់ព័ន្ធនឹងភតិសន្យារយៈពេលខ្លី (រួមបញ្ចូលក្នុងចំណាយប្រតិបត្តិការផ្សេងៗ) (កំណត់សម្គាល់ ២៨)	២៤៧.៤៥៧	១.០០២.៦៩៦	២៤១.៨៦១	៩៧៨.៣២៨

លំហូរសាច់ប្រាក់ចេញសរុប សម្រាប់ភតិសន្យាឆ្នាំ២០១៩ មានចំនួន ១.៣៤៥.០២០ ដុល្លារអាមេរិក (២០១៨ ៖ ១.២៩៨.៥៤៩ ដុល្លារអាមេរិក)។

១១. ទ្រព្យសម្បត្តិ និងបរិក្ខារ

រយៈពេលវែង	ការកែលម្អទ្រព្យចូល	បរិក្ខារការិយាល័យ	បរិក្ខារកុំព្យូទ័រ	យានយន្ត	ការងារកំពុងដំណើរការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨						
ថ្លៃដើម	៥.៦៩៧.៨១៩	១.១៤១.១៤៨	២.៦២២.៣៧០	៩៨៦.៩៥៦	៥២៥.៧៧៦	១០.៩៧៤.០៦៩
រំលស់បង្គរ	(៤.០៧១.៤១៣)	(៩២២.២៧២)	(២.៣៩០.៩៥០)	(៦២០.៧៨៣)	-	(៨.០០៥.៤១៨)
តម្លៃចុះបញ្ជីសុទ្ធ	១.៦២៦.៤០៦	២១៨.៨៧៦	២៣១.៤២០	៣៦៦.១៧៣	៥២៥.៧៧៦	២.៩៦៨.៦៥១
គិតជាពាន់រៀល	៦.៥៦៥.៨០១	៨៨៣.៦០២	៩៣៤.២៤៣	១.៤៧៨.២៤០	២.១២២.៥៥៨	១១.៩៨៤.៤៤៤
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨						
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១.៦២៦.៤០៦	២១៨.៨៧៦	២៣១.៤២០	៣៦៦.១៧៣	៥២៥.៧៧៦	២.៩៦៨.៦៥១
បន្ថែម	១២.៨៩២	៩០.៩២២	២៥.៧០៦	២៥៣.៣០០	៣៦៧.៦៤៦	៧៥០.៤៦៦
ផ្ទេរ	១៩.៣២១	៧១.៣៧២	២១៥.២០៦	-	(៣០៥.៨៩៩)	-
លក់ចេញ	(២)	-	(២៧៧)	(៤)	-	(២៨៣)
រំលស់	(៤៣៧.៦០៥)	(៨២.៣០១)	(១៧៧.៨៥៨)	(១៣៩.៥៥៩)	-	(៨៣៧.៣២៣)
និយ័តកម្ម	២.៤៥៨	(១.៦២៦)	(១.៧៧៨)	៤	(៩៧.៦១២)	(៩៨.៥៥៤)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១.២២៣.៤៧០	២៩៧.២៤៣	២៩២.៤១៩	៤៧៩.៩១៤	៤៨៩.៩១១	២.៧៨២.៩៥៧
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨						
ថ្លៃដើម	៥.៧២៣.៩៤៩	១.៣០៣.៤៤២	២.៨៦០.៥២៥	១.០៩៦.៥២០	៤៨៩.៩១១	១១.៤៧៤.៣៤៧
រំលស់បង្គរ	(៤.៥០០.៤៧៩)	(១.០០៦.១៩៩)	(២.៥៦៨.១០៦)	(៦១៦.៦០៦)	-	(៨.៦៩១.៣៩០)
តម្លៃចុះបញ្ជីសុទ្ធ	១.២២៣.៤៧០	២៩៧.២៤៣	២៩២.៤១៩	៤៧៩.៩១៤	៤៨៩.៩១១	២.៧៨២.៩៥៧
គិតជាពាន់រៀល	៤.៩១៥.៩០២	១.១៩៤.៣២២	១.១៧៤.៩៤០	១.៩២៨.២៩៤	១.៩៦៨.៤៦៣	១១.១៨១.៩២១
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩						
ថ្លៃដើម	៥.៧២៣.៩៤៩	១.៣០៣.៤៤២	២.៨៦០.៥២៥	១.០៩៦.៥២០	៤៨៩.៩១១	១១.៤៧៤.៣៤៧
រំលស់បង្គរ	(៤.៥០០.៤៧៩)	(១.០០៦.១៩៩)	(២.៥៦៨.១០៦)	(៦១៦.៦០៦)	-	(៨.៦៩១.៣៩០)
តម្លៃចុះបញ្ជីសុទ្ធ	១.២២៣.៤៧០	២៩៧.២៤៣	២៩២.៤១៩	៤៧៩.៩១៤	៤៨៩.៩១១	២.៧៨២.៩៥៧
គិតជាពាន់រៀល	៤.៩១៥.៩០២	១.១៩៤.៣២២	១.១៧៤.៩៤០	១.៩២៨.២៩៤	១.៩៦៨.៤៦៣	១១.១៨១.៩២១
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩						
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១.២២៣.៤៧០	២៩៧.២៤៣	២៩២.៤១៩	៤៧៩.៩១៤	៤៨៩.៩១១	២.៧៨២.៩៥៧
បន្ថែម	-	១១៤.០៥៤	៨០.៣៩៨	១៤៣.៨៨៤	៦៩៩.០៤៦	១.០៣៧.៣៨២
ផ្ទេរ	១១៨.៨៨៥	៧.១៦៧	៣២.៩២៣	-	(១៥៨.៩៧៥)	-
លក់ចេញ	-	-	-	-	-	-
រំលស់	(៤៣៤.៦៥៤)	(១០៥.៨៣២)	(១៧៥.៣៧០)	(១៥៧.១៩៩)	-	(៨៧៣.០៥៥)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៩០៧.៧០១	៣១២.៦៣២	២៣០.៣៧០	៤៦៦.៥៩៩	១.០២៩.៩៨២	២.៩៤៧.២៨៤
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩						
ថ្លៃដើម	៥.៨៤២.៨៣៤	១.៤២៤.៦៦៣	២.៩៧៣.៨៤៦	១.១៩៣.០៦៤	១.០២៩.៩៨២	១២.៤៦៤.៣៨៩
រំលស់បង្គរ	(៤.៩៣៥.១៣៣)	(១.១១២.០៣១)	(២.៧៤៣.៤៧៦)	(៧២៦.៤៦៥)	-	(៩.៥១៧.១០៥)
តម្លៃចុះបញ្ជីសុទ្ធ	៩០៧.៧០១	៣១២.៦៣២	២៣០.៣៧០	៤៦៦.៥៩៩	១.០២៩.៩៨២	២.៩៤៧.២៨៤
គិតជាពាន់រៀល	៣.៦៩៨.៨៨២	១.២៧៣.៩៧៥	៩៣៨.៧៥៨	១.៩០១.៣៩១	៤.១៩៧.១៧៦	១២.០១០.១៨២

១២. ទ្រព្យសកម្មអរូបី

រយៈពេលវែង	ការងារកំពុងដំណើរការ		
	កម្មវិធីកុំព្យូទ័រ		សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨			
ថ្លៃដើម	៣.៤៤៨.០៥៦	-	៣.៤៤៨.០៥៦
រំលស់បង្គរ	(៣.០២៧.៤៦៥)	-	(៣.០២៧.៤៦៥)
តម្លៃចុះបញ្ជីសុទ្ធ	៤២០.៥៩១	-	៤២០.៥៩១
គិតជាពាន់រៀល	១.៦៩៧.៩២៦	-	១.៦៩៧.៩២៦
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨			
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៤២០.៥៩១	-	៤២០.៥៩១
បន្ថែម	៩៤.៦៧០	៣០៧.៩២២	៤០២.៥៩២
ផ្ទេរ	៨០.០៥៣	(៨០.០៥៣)	-
រំលស់	(២០៧.៤៣២)	-	(២០៧.៤៣២)
និយ័តកម្ម	១.២២៥	-	១.២២៥
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៣៨៩.១០៧	២២៧.៨៦៩	៦១៦.៩៧៦
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨			
ថ្លៃដើម	៣.៦២២.៧៧៩	២២៧.៨៦៩	៣.៨៥០.៦៤៨
រំលស់បង្គរ	(៣.២៣៣.៦៧២)	-	(៣.២៣៣.៦៧២)
តម្លៃចុះបញ្ជីសុទ្ធ	៣៨៩.១០៧	២២៧.៨៦៩	៦១៦.៩៧៦
គិតជាពាន់រៀល	១.៥៦៣.៤៣២	៩១៥.៥៧៨	២.៤៧៩.០១០
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩			
ថ្លៃដើម	៣.៦២២.៧៧៩	២២៧.៨៦៩	៣.៨៥០.៦៤៨
រំលស់បង្គរ	(៣.២៣៣.៦៧២)	-	(៣.២៣៣.៦៧២)
តម្លៃចុះបញ្ជីសុទ្ធ	៣៨៩.១០៧	២២៧.៨៦៩	៦១៦.៩៧៦
គិតជាពាន់រៀល	១.៥៦៣.៤៣២	៩១៥.៥៧៨	២.៤៧៩.០១០
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩			
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៣៨៩.១០៧	២២៧.៨៦៩	៦១៦.៩៧៦
បន្ថែម	-	៨៦៤.២០៧	៨៦៤.២០៧
ផ្ទេរ	១៣.៩៦៥	(១៣.៩៦៥)	-
រំលស់	(១០៤.៩៥៦)	-	(១០៤.៩៥៦)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	២៩៨.១១៦	១.០៧៨.១១១	១.៣៧៦.២២៧
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩			
ថ្លៃដើម	៣.៦៣៦.៧៤៤	១.០៧៨.១១១	៤.៧១៤.៨៥៥
រំលស់បង្គរ	(៣.៣៣៨.៦២៨)	-	(៣.៣៣៨.៦២៨)
តម្លៃចុះបញ្ជីសុទ្ធ	២៩៨.១១៦	១.០៧៨.១១១	១.៣៧៦.២២៧
គិតជាពាន់រៀល	១.២១៤.៨២៣	៤.៣៩៣.៣០២	៥.៦០៨.១២៥

១៣. ពន្ធពន្យារទ្រព្យសកម្ម

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធពន្យារទ្រព្យសកម្ម	៣.០៦៥.៩៨៨	១២.៤៩៣.៩០១	២.៦១៩.៤២៤	១០.៥២៤.៨៤៦
បំណុលពន្ធពន្យារ	(១.១៤០.៨៨៨)	(៤.៦៤៩.១១៩)	(១.១៦៧.៧៥៦)	(៤.៦៩២.០៤៤)
ពន្ធពន្យារទ្រព្យសកម្មសុទ្ធរយៈពេលវែង	១.៩២៥.១០០	៧.៨៤៤.៧៨២	១.៤៥១.៦៦៨	៥.៨៣២.៨០២
បម្រែបម្រួលពន្ធពន្យារទ្រព្យសកម្មសុទ្ធ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖				
	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	១.៤៥១.៦៦៨	៥.៨៣២.៨០២	១.០៤១.៨៧៥	៤.២០៦.០៤៩
កត់ត្រាខាងខ្ទង់ ឥណទានក្នុងចំណេញ-ខាត (កំណត់សម្គាល់ ២៩ (ខ))	៤៧៣.៤៣២	១.៩១៨.៣៤៦	៤០៩.៧៩៣	១.៦៥៧.៦១៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៩៣.៦៣៤	-	(៣០.៨៦០)
នៅថ្ងៃទី៣១ ខែធ្នូ	១.៩២៥.១០០	៧.៨៤៤.៧៨២	១.៤៥១.៦៦៨	៥.៨៣២.៨០២

(i) បម្រែបម្រួលពន្ធពន្យារទ្រព្យសកម្ម

	ខាតពីការ ថយចុះតម្លៃ	កម្រៃឥណទាន មិនទាន់រំលស់	បំណុល ភក្តិសន្យា	ការទូទាត់ប្រាក់បំណាច់ អតីតភាពការងារ	មូលនិធិ សោធននិវត្តន៍	រំលស់ពន្លឿន	បង្ការផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
២០១៨								
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨	១២៤.៧៦០	២១៣.០៧៧	១.៣៥១.៧៤៣	-	២១១.២៣១	៥១៨.៣៨០	៤៦.២៨៨	២.៤៦៥.៤៧៩
កត់ត្រាជា(បន្ទុក)/ខាងខ្ទង់ ឥណទាន ក្នុងចំណេញ-ខាត	(២៨.៤៤៣)	១៣២.៣០២	(២០៨.៥០០)	២៧.៩៦៨	៨៦.២៧១	១១៧.០៤៣	២៧.៣០៤	១៥៣.៩៤៥
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	៩៦.៣១៧	៣៤៥.៣៧៩	១.១៤៣.២៤៣	២៧.៩៦៨	២៩៧.៥០២	៦៣៥.៤២៣	៧៣.៥៩២	២.៦១៩.៤២៤
គិតជាពាន់រៀល	៣៨៧.០០២	១.៣៨៧.៧៣៣	៤.៥៩៣.៥៥០	១១២.៣៧៥	១.១៩៥.៣៦៣	២.៥៥៣.១៣០	២៩៥.៦៩៣	១០.៥២៤.៨៤៦
២០១៩								
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩	៩៦.៣១៧	៣៤៥.៣៧៩	១.១៤៣.២៤៣	២៧.៩៦៨	២៩៧.៥០២	៦៣៥.៤២៣	៧៣.៥៩២	២.៦១៩.៤២៤
កត់ត្រាខាងខ្ទង់ឥណទាន/ (បន្ទុក) ក្នុងចំណេញ-ខាត	១៣៥.៤៨៤	២០៩.០០១	(១៦.០៤១)	-	៨៩.៦០៦	៣២.៥៩៣	(៤.០៧៩)	៤៤៦.៥៦៤
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	២៣១.៨០១	៥៥៤.៣៨០	១.១២៧.២០២	២៧.៩៦៨	៣៨៧.១០៨	៦៦៨.០១៦	៦៩.៥១៣	៣.០៦៥.៩៨៨
គិតជាពាន់រៀល	៩៤៤.៥៨៩	២.២៥៩.០៩៩	៤.៥៩៣.៣៨៨	១១៣.៩៧០	១.៥៧៧.៤៦៥	២.៧២២.១៦៥	២៨៣.២៦៥	១២.៤៩៣.៩០១

(ii) បម្រែបម្រួលបំណុលពន្ធពន្យារ

	ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	ចំណេញពីការប្តូររូបិយប័ណ្ណមិនទាន់កត់ត្រា-សុទ្ធ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
២០១៨			
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨	(១.៣១៥.៧៨៨)	(១០៧.៨១៦)	(១.៤២៣.៦០៤)
កត់ត្រាខាងខ្ទង់ឥណទានក្នុងចំណេញ-ខាត	២២៨.២០៨	២៧.៦៤០	២៥៥.៨៤៨
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	(១.០៨៧.៥៨០)	(៨០.១៧៦)	(១.១៦៧.៧៥៦)
គិតជាពាន់រៀល	(៤.៣៦៩.៨៩៦)	(៣២២.១៤៨)	(៤.៦៩២.០៤៤)
២០១៩			
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩	(១.០៨៧.៥៨០)	(៨០.១៧៦)	(១.១៦៧.៧៥៦)
កត់ត្រាខាងខ្ទង់ឥណទាន/(បន្ទុក) ក្នុងចំណេញ-ខាត	២៨.៦៥៨	(១.៧៩០)	២៦.៨៦៨
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	(១.០៥៨.៩២២)	(៨១.៩៦៦)	(១.១៤០.៨៨៨)
គិតជាពាន់រៀល	(៤.៣១៥.១០៧)	(៣៣៤.០១២)	(៤.៦៤៩.១១៩)

១៤. ទ្រព្យសកម្មផ្សេងៗ

២០១៩		២០១៨		
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បុរេប្រទានអត្ថប្រយោជន៍បុគ្គលិក	២.៩៨៤.៥១២	១២.១៦១.៨៨៦	២.៣៧១.៣៨៦	៩.៥២៨.២២៩
ប្រតិបត្តិការផ្ទេរប្រាក់ចូលមិនទាន់ទូទាត់	៥០០.៣៤៤	២.០៣៨.៩០២	៦០០.៦០៨	២.៤១៣.២៤៣
ប្រាក់កក់	៦៧០.០០៣	២.៧៣០.២៦២	៥៦៩.៤២៥	២.២៨៧.៩៥០
ចំណាយបង់មុន	៤៥២.២២៤	១.៨៤២.៨១៣	១៤៤.១៦១	៥៧៩.២៣៩
ទឹកប្រាក់ក្រុមហ៊ុនមេផ្ទាល់ជំពាក់	៨៩.៧០៨	៣៦៥.៥៦០	៩១.២១៧	៣៦៦.៥១០
ផ្សេងៗ	១៧៦.៤៤៩	៧១៩.០៣០	១៦៧.១៨៥	៦៧១.៧៤៨
	៤.៨៧៣.២៤០	១៩.៨៥៨.៤៥៣	៣.៩៤៣.៩៨២	១៥.៨៤៦.៩១៩
រយៈពេលវែង	១.២០៩.២២៣	៤.៩២៧.៥៨៤	៩៤៧.៩៥៤	៣.៨០៨.៨៧៩
រយៈពេលខ្លី	៣.៦៦៤.០១៧	១៤.៩៣០.៨៦៩	២.៩៩៦.០២៨	១២.០៣៨.០៤០
	៤.៨៧៣.២៤០	១៩.៨៥៨.៤៥៣	៣.៩៤៣.៩៨២	១៥.៨៤៦.៩១៩

១៥. ប្រាក់បញ្ញើរបស់ធនាគារ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ មានកាលកំណត់	៣៦.៦៧០.៨២៣	១៤៩.៤៣៣.៦០៤	២១.៨៩០.៤៧២	៨៧.៩៥៥.៩១៦
គណនីចរន្ត	៥.៣០៨.១១៦	២១.៦៣០.៥៧៣	៧.២១០.៤៩៥	២៨.៩៧១.៧៦៩
គណនីសន្សំ	៧	២៨	-	-
	៤១.៩៧៨.៩៤៦	១៧១.០៦៤.២០៥	២៩.១០០.៩៦៧	១១៦.៩២៧.៦៨៥

(ក) វិភាគតាមកាលកំណត់

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៤១.៩៧៨.៩៤៦	១៧១.០៦៤.២០៥	២៩.១០០.៩៦៧	១១៦.៩២៧.៦៨៥
រយៈពេលវែង	-	-	-	-
	៤១.៩៧៨.៩៤៦	១៧១.០៦៤.២០៥	២៩.១០០.៩៦៧	១១៦.៩២៧.៦៨៥

(ខ) វិភាគតាមអត្រាការប្រាក់

២០១៩		២០១៨	
ប្រាក់បញ្ញើមានកាលកំណត់	២,០៥% ទៅ ៤,៥០%	២,០៥% - ៤,២៥%	
គណនីចរន្ត	០,០០% ទៅ ០,០០%	០,០០% - ០,៧៥%	
គណនីសន្សំ	០,៥០%	-	

(គ) វិភាគតាមស្ថានភាពនិវាសនដ្ឋាន

២០១៩		២០១៨		
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រទេសកម្ពុជា	៤១.៨៦៨.៩៩៦	១៧០.៦១៦.១៥៩	២៨.៩៩០.៩៨៩	១១៦.៤៨៥.៧៩៤
បរទេស	១០៩.៩៥០	៤៤៨.០៤៦	១០៩.៩៧៨	៤៤១.៨៩១
	៤១.៩៧៨.៩៤៦	១៧១.០៦៤.២០៥	២៩.១០០.៩៦៧	១១៦.៩២៧.៦៨៥

(ឃ) វិភាគតាមទំនាក់ទំនង

២០១៩		២០១៨		
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ	១០៩.៩៥០	៤៤៨.០៤៦	១០៩.៩៧៨	៤៤១.៨៩២
ភាគីមិនពាក់ព័ន្ធ	៤១.៨៦៨.៩៩៦	១៧០.៦១៦.១៥៩	២៨.៩៩០.៩៨៩	១១៦.៤៨៥.៧៩៣
	៤១.៩៧៨.៩៤៦	១៧១.០៦៤.២០៥	២៩.១០០.៩៦៧	១១៦.៩២៧.៦៨៥

១៦. ប្រាក់បញ្ញើរបស់អតិថិជន

២០១៩		២០១៨		
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ មានកាលកំណត់	៣៨២.៥២៤.១៥៨	១.៥៥៨.៧៨៥.៩៤៣	៣៤០.២៩៩.២៧៤	១.៣៦៧.៣២២.៤៨៣
គណនីចរន្ត	៣៤០.៦១៦.៨៨៨	១.៣៨៨.០១៣.៨១៩	២៨៥.២៦៤.៦២០	១.១៤៦.១៩៣.២៤៣
គណនីសន្សំ	៦៧.៦៤២.១៦៨	២៧៥.៦៤១.៨៣៥	៥៨.៩៣៤.៩៦៩	២៣៦.៨០០.៧០៥
	៧៩០.៧៨៣.២១៤	៣.២២២.៤៤១.៥៩៧	៦៨៤.៤៩៨.៨៦៣	២.៧៥០.៣១៦.៤៣១

(ក) វិភាគតាមកាលកំណត់

២០១៩		២០១៨		
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៧៩០.៧៨៣.២១៤	៣.២២២.៤៤១.៥៩៧	៦៨៤.៤៩៨.៨៦៣	២.៧៥០.៣១៦.៤៣១
រយៈពេលវែង	-	-	-	-
	៧៩០.៧៨៣.២១៤	៣.២២២.៤៤១.៥៩៧	៦៨៤.៤៩៨.៨៦៣	២.៧៥០.៣១៦.៤៣១

(ខ) វិភាគតាមអត្រាការប្រាក់

២០១៩		២០១៨	
ប្រាក់បញ្ញើមានកាលកំណត់	០,៥០% ទៅ ៦,០០%	១,៥០% ទៅ ៧,០០%	
គណនីចរន្ត	០,០០% ទៅ ២,០០%	០,០០% ទៅ ១,៧៥%	
គណនីសន្សំ	០,០០% ទៅ ១,៦៨%	០,០០% ទៅ ១,៦៨%	

(គ) វិភាគតាមស្ថានភាពនិវាសនដ្ឋាន

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រទេសកម្ពុជា	៧៩០.៧៨៣.២១៤	៣.២២២.៤៤១.៥៩៧	៦៨៤.៤៩៨.៨៦៣	២.៧៥០.៣១៦.៤៣១
បរទេស	-	-	-	-
	៧៩០.៧៨៣.២១៤	៣.២២២.៤៤១.៥៩៧	៦៨៤.៤៩៨.៨៦៣	២.៧៥០.៣១៦.៤៣១

(ឃ) វិភាគតាមទំនាក់ទំនង

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ	៤៥០.៣១២	១.៨៣៥.០២១	៤៧៣.៩៣៨	១.៩០៤.២៨៣
ភាគីមិនពាក់ព័ន្ធ	៧៩០.៣៣២.៩០២	៣.២២០.៦០៦.៥៧៦	៦៨៤.០២៤.៩២៥	២.៧៤៨.៤១២.១៤៨
	៧៩០.៧៨៣.២១៤	៣.២២២.៤៤១.៥៩៧	៦៨៤.៤៩៨.៨៦៣	២.៧៥០.៣១៦.៤៣១

១៧. ប្រាក់កម្ចី

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO)	៧៤.៤៧៧.៤៦០	៣០៣.៤៩៥.៦៥០	១០.២៣៨.៤៥៨	៤១.១៣៨.១២៤
ប្រាក់កម្ចីសរុប	៧៤.៤៧៧.៤៦០	៣០៣.៤៩៥.៦៥០	១០.២៣៨.៤៥៨	៤១.១៣៨.១២៤

ធនាគារបានទទួលប្រាក់កម្ចីពីធនាគារជាតិនៃកម្ពុជា ក្នុងទម្រង់ជាប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) ដែលមានរយៈពេលកំណត់តិចជាង១២ខែ។ ធនាគារបានប្រើប្រាស់មូលបត្រអាចជួញដូរបាន ជាទ្រព្យបញ្ចាំ (កំណត់សម្គាល់ ៦)។

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំនួនប្រាក់ដើម	៧៣.៨៦៥.០៣១	៣០១.០០០.០០១	១០.១៥៩.២៨៣	៤០.៨១៩.៩៩៩
ការប្រាក់ត្រូវបង់	៦១២.៤២៩	២.៤៩៥.៦៤៩	៧៩.១៧៥	៣១៨.១២៥
	៧៤.៤៧៧.៤៦០	៣០៣.៤៩៥.៦៥០	១០.២៣៨.៤៥៨	៤១.១៣៨.១២៤

បម្រែបម្រួលបំណុលដែលកើតមកពីសកម្មភាពហិរញ្ញប្បទាន – ប្រាក់កម្ចី

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំនួនប្រាក់ដើម				
នៅថ្ងៃទី០១ ខែមករា	១០.១៥៩.២៨៣	៤០.៨១៩.៩៩៩	-	-
បន្ថែម	១២៨.០៥៣.៩៨៨	៥១៨.៨៧៤.៧៥៩	១០.១៥៩.២៨៣	៤១.០៩៤.៣០០
ការទូទាត់សង	(៦៤.៣៨៨.២៤០)	(២៦០.៧៣៩.០៦៨)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២.០៤៤.៣១១	-	(២៧៤.៣០១)
នៅថ្ងៃទី៣១ ខែធ្នូ	៧៣.៨៦៥.០៣១	៣០១.០០០.០០១	១០.១៥៩.២៨៣	៤០.៨១៩.៩៩៩
ការប្រាក់ត្រូវសង				
នៅថ្ងៃទី០១ ខែមករា	៧៩.១៧៥	៣១៨.១២៥	-	-
កត់ត្រាជាបន្ទុកក្នុងឆ្នាំ	១.៣៩៥.៧៥៥	៥.៦៥៥.៥៩៩	៧៩.១៧៥	៣២០.២៦៣
ការទូទាត់ការប្រាក់	(៨៦២.៥០១)	(៣.៤៩៤.៨៤៤)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៦.៧៧៩	-	(២.១៣៨)
នៅថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៩	៦១២.៤២៩	២.៤៩៥.៦៤៩	៧៩.១៧៥	៣១៨.១២៥

អត្រាការប្រាក់លើប្រាក់កម្ចី មានដូចខាងក្រោម៖

	២០១៩	២០១៨
ប្រតិបត្តិការផ្តល់សន្ទនីយភាព ដោយមានការធានា	២,៦០% - ៣,៥៥%	២,៨៧% - ៣,០៦%

១៨. អនុបំណុល

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនមេផ្ទាល់ (កំណត់សម្គាល់ ៣៣(ង))				
ចំនួនប្រាក់ដើម - រយៈពេលវែង	៣៧.០០០.០០០	១៥០.៧៧៥.០០០	៧.០០០.០០០	២៨.១២៦.០០០
ការប្រាក់ត្រូវបង់ - រយៈពេលវែង	៣១៦.៤៧៩	១.២៨៩.៦៥២	៦៨.៤៦៦	២៧៥.០៩៦
អនុបំណុលសរុប	៣៧.៣១៦.៤៧៩	១៥២.០៦៤.៦៥២	៧.០៦៨.៤៦៦	២៨.៤០១.០៩៦

(i) នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ធនាគារបានចុះហត្ថលេខាលើកិច្ចសន្យាអនុបំណុលជាមួយ CIMB Bank Berhad ដែលជាភាគទុនិក និងបានខ្ចីប្រាក់ចំនួន ៧លានដុល្លារអាមេរិក ដែលមានកាលកំណត់រយៈពេល១០ឆ្នាំ។ អនុបំណុលនេះនឹងត្រូវសងវិញ នៅកាលបរិច្ឆេទផុតកំណត់ និងមានអត្រាការប្រាក់ ៣,០០% ក្នុងមួយឆ្នាំ។ អនុបំណុលនេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ ក្នុងគោលបំណងសម្រាប់គណនាដើមទុនថ្នាក់ទី២។

(ii) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ធនាគារបានចុះហត្ថលេខាលើកិច្ចសន្យាអនុបំណុលជាមួយ CIMB Bank Berhad ដែលជាភាគទុនិក និងបានខ្ចីប្រាក់ចំនួន ១៥លានដុល្លារអាមេរិក ដែលមានកាលកំណត់រយៈពេល១០ឆ្នាំ។ អនុបំណុលនេះនឹងត្រូវសងវិញនៅកាលបរិច្ឆេទផុតកំណត់ និងមានអត្រាការប្រាក់ ៤,៥០% ក្នុងមួយឆ្នាំ។ អនុបំណុលនេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្នុងគោលបំណងសម្រាប់គណនាដើមទុនថ្នាក់ទី២។

(iii) នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារបានចុះហត្ថលេខាលើកិច្ចសន្យាអនុបំណុលជាមួយ CIMB Bank Berhad ដែលជាភាគទុនិក និងបានខ្ចីប្រាក់ចំនួន ១៥លានដុល្លារអាមេរិកទៀត ដែលមានកាលកំណត់រយៈពេល១០ឆ្នាំ។ អនុបំណុលនេះនឹងត្រូវសងវិញនៅកាលបរិច្ឆេទផុតកំណត់ និងមានអត្រាការប្រាក់ ៤,០០% ក្នុងមួយឆ្នាំ។ អនុបំណុលនេះត្រូវបានអនុម័តដោយធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងគោលបំណងសម្រាប់គណនាដើមទុនថ្នាក់ទី២។

បម្រែបម្រួលបំណុលដែលកើតមកពីសកម្មភាពហិរញ្ញប្បទាន – អនុបំណុល

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ចំនួនប្រាក់ដើម</i>				
នៅថ្ងៃទី០១ ខែមករា	៧.០០០.០០០	២៨.១២៦.០០០	៧.០០០.០០០	២៨.២៥៩.០០០
បន្ថែម	៣០.០០០.០០០	១២១.៥៦០.០០០	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១.០៨៩.០០០	-	(១៣៣.០០០)
នៅថ្ងៃទី៣១ ខែធ្នូ	៣៧.០០០.០០០	១៥០.៧៧៥.០០០	៧.០០០.០០០	២៨.១២៦.០០០
<i>ការប្រាក់ត្រូវសង</i>				
នៅថ្ងៃទី០១ ខែមករា	៦៨.៤៦៦	២៧៥.០៩៦	៦៨.៤៦៦	២៧៦.៣៩៧
កត់ត្រាជាបន្ទុកក្នុងឆ្នាំ	៩១០.៣០៧	៣.៦៨៨.៥៦៤	២៣៩.៤០០	៩៦៨.៣៧៣
ពន្ធកាត់ទុកលើចំណាយការប្រាក់	(១១២.០២០)	(៤៥៣.៩០៥)	(២៩.៤០០)	(១១៨.៩២៣)
ការទូទាត់ការប្រាក់	(៥៥០.២៧៤)	(២.២២៩.៧១០)	(២១០.០០០)	(៨៤៩.៤៥០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៩.៦០៧	-	(១.៣០១)
នៅថ្ងៃទី៣១ ខែធ្នូ	៣១៦.៤៧៩	១.២៨៩.៦៥២	៦៨.៤៦៦	២៧៥.០៩៦

១៩. អត្ថប្រយោជន៍បុគ្គលិក

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>រយៈពេលវែង</i>				
មូលនិធិសោធននិវត្តន៍	១.៩៣៥.៥៤១	៧.៨៨៧.៣៣០	១.៤៨៧.៥១០	៥.៩៧៦.៨១៥
ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ	១៣៩.៨៣៨	៥៦៩.៨៣៩	១៣៩.៨៣៨	៥៦១.៨៦៩
	២.០៧៥.៣៧៩	៨.៤៥៧.១៦៩	១.៦២៧.៣៤៨	៦.៥៣៨.៦៨៤

អត្ថប្រយោជន៍បុគ្គលិករយៈពេលវែងផ្សេងៗ - មូលនិធិសោធននិវត្តន៍

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>រយៈពេលវែង</i>				
នាដើមឆ្នាំ	១.៤៨៧.៥១០	៥.៩៧៦.៨១៥	១.០៥៦.១៥៥	៤.២៦៣.៦៩៨
បន្ថែមក្នុងឆ្នាំ៖				
- បដិភាគរបស់ធនាគារ	២៧៧.៥៥៤	១.១២៤.៦៤៩	២២៥.៨៤២	៩១៣.៥៣១
- បដិភាគរបស់បុគ្គលិក	២៧៧.៥៥៤	១.១២៤.៦៤៩	២២៥.៨៤២	៩១៣.៥៣១
- ការប្រាក់	៦៨.០៩០	២៧៥.៩០១	៥០.៧៥១	២០៥.២៨៨
មូលនិធិសោធននិវត្តន៍បានទូទាត់	(១៥៣.៧៤៩)	(៦២២.៩៩១)	(៧១.០៨០)	(២៨៧.៥១៩)
និយ័តកម្ម	(២១.៤១៨)	(៨៦.៧៨៦)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៩៥.០៩៣	-	(៣១.៧១៤)
នាដំណាច់ឆ្នាំ	១.៩៣៥.៥៤១	៧.៨៨៧.៣៣០	១.៤៨៧.៥១០	៥.៩៧៦.៨១៥

អត្ថប្រយោជន៍បុគ្គលិករយៈពេលវែងផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>រយៈពេលវែង</i>				
នាដើមឆ្នាំ	១៣៩.៨៣៨	៥៦១.៨៦៩	-	-
បន្ថែមក្នុងឆ្នាំ	-	-	១៣៩.៨៣៨	៥៦៥.៦៤៥
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៧.៩៧០	-	(៣.៧៧៦)
នាដំណាច់ឆ្នាំ	១៣៩.៨៣៨	៥៦៩.៨៣៩	១៣៩.៨៣៨	៥៦១.៨៦៩

២០. បំណុលផ្សេងៗ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មូលប្បទានបត្ររបស់ធនាគារ និងគណនីត្រូវទទួលផ្សេងៗ	១៩.៤០១.៨៩៣	៧៩.០៦២.៧១៤	១៣.៥២៨.៥៤៩	៥៤.៣៥៧.៧១០
ប្រតិបត្តិការផ្ទេរប្រាក់ចេញដែលនៅមិនទាន់ទូទាត់	៨០៣.៥៦៩	៣.២៧៤.៥៤៤	៣.៣៦៧.២១៦	១៣.៥២៩.៤៧៤
ទឹកប្រាក់ជំពាក់អ្នកផ្គត់ផ្គង់	១.២៣៣.៩៥៩	៥.០២៨.៣៨៣	៩២៧.៧១០	៣.៧២៧.៥៣៩
បង្គរប្រាក់ង្វាន់ត្រូវបង់	២.៣៥៤.៥១៨	៩.៥៩៤.៦៦១	១.៦៦៨.០០០	៦.៧០២.០២៤
បង្គរច្បាប់ឈប់សម្រាកប្រចាំឆ្នាំ	១៩០.៥៦៤	៧៧៦.៥៤៨	៩៥.១៣៨	៣៨២.២៦៤
បង្គរពន្ធត្រូវបង់	១៩៤.៣១៨	៧៩១.៨៤៦	១៤៩.៦៦២	៦០១.៣៤២
ការខាតពីការថយចុះតម្លៃសម្រាប់ ECL លើកិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	១៦១.៣៩៤	៦៥៧.៦៨១	១៥៥.៣១៤	៦២៤.០៥២
ផ្សេងៗ	១.៣០២.៨៥៨	៥.៣០៩.១៤៤	១.៥៩៧.៩៤៨	៦.៤២០.៥៥៥
	២៥.៦៤៣.០៧៣	១០៤.៤៩៥.៥២១	២១.៤៨៩.៥៣៧	៨៦.៣៤៤.៩៦០

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	២៥.៣០២.៥០៩	១០៣.១០៧.៧២៤	២១.៣៩៤.៣៩៩	៨៥.៩៦២.៦៩៥
រយៈពេលវែង	៣៤០.៥៦៤	១.៣៨៧.៧៩៧	៩៥.១៣៨	៣៨២.២៦៥
បំណុលផ្សេងៗសរុប	២៥.៦៤៣.០៧៣	១០៤.៤៩៥.៥២១	២១.៤៨៩.៥៣៧	៨៦.៣៤៤.៩៦០

សំវិធានធនសម្រាប់ ECL លើកិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាដើមឆ្នាំ	១៥៥.៣១៤	៦២៤.០៥២	១០៩.៨៤១	៤៤៣.៤២៨
កត់ត្រាក្នុងចំណេញ-ខាត	៦.០៨០	២៤.៦៣៦	៤៥.៤៧៣	១៨៣.៩៣៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៨.៩៩៣	-	(៣.៣១៤)
នាដំណាច់ឆ្នាំ	១៦១.៣៩៤	៦៥៧.៦៨១	១៥៥.៣១៤	៦៦៤.០៥២

២១. ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដើមទុនចុះបញ្ជីរបស់ធនាគារមានចំនួន ៧៥លានភាគហ៊ុន (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ៖ ៧៥លានភាគហ៊ុន) ដែលមានតម្លៃចារិក១ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន។ ភាគហ៊ុនដែលបានអនុម័តទាំងអស់ ត្រូវបានបង់ប្រាក់រួចរាល់ទាំងស្រុង។

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បានចេញផ្សាយ និងបានបង់ប្រាក់រួច៖				
នាដើមឆ្នាំ	៧៥.០០០.០០០	៣០១.៣៥០.០០០	៦២.៥០០.០០០	២៥២.៣១២.៥០០
ការបន្ថែមដើមទុនក្នុងអំឡុងឆ្នាំ	-	-	៦.២០០.០០០	២៥.០៧៩.០០០
ការផ្ទេរប្រាក់ចំណេញ រក្សាទុកទៅជាដើមទុន	-	-	៦.៣០០.០០០	២៥.៤៨៣.៥០០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៤.២៧៥.០០០	-	(១.៥២៥.០០០)
នាដំណាច់ឆ្នាំ	៧៥.០០០.០០០	៣០៥.៦២៥.០០០	៧៥.០០០.០០០	៣០១.៣៥០.០០០

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ធនាគារកណ្តាលបានអនុម័តការបន្ថែមដើមទុន ដែលមានទឹកប្រាក់ចំនួន ១២.៥០០.០០០ ដុល្លារអាមេរិក ដែលក្នុងនោះទឹកប្រាក់ចំនួន ៦.៣០០.០០០ ដុល្លារអាមេរិក បានបង្វិលមកពីប្រាក់ចំណេញរក្សាទុក ហើយនឹងទឹកប្រាក់ចំនួន ៦.២០០.០០០ ដុល្លារអាមេរិក បានដាក់បន្ថែមសាច់ប្រាក់ពីក្រុមហ៊ុនមេ។ ក្រសួងពាណិជ្ជកម្មបានអនុម័តលើវិសោធនកម្មលក្ខន្តិកៈ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ។

២២. ទុនបម្រុងតាមច្បាប់

ដូចបានកត់សម្គាល់ ២.១៥ សំវិធានធនតាមច្បាប់បង្គរ ដែលអនុលោមទៅតាម CAS និងគោលការណ៍ណែនាំរបស់ធនាគារកណ្តាល គឺមានចំនួនខ្ពស់ជាងការខាតពីការថយចុះតម្លៃបង្គរដែលអនុលោមទៅតាម CIFRS ១ ដូចនេះចំនួនបន្ថែម ‘topping up’ ត្រូវបានផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុងតាមច្បាប់ និងត្រូវដាក់បង្ហាញក្រោមមូលធន។

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សំវិធានធនតាមច្បាប់ផ្អែកតាម CAS និងគោលការណ៍ណែនាំរបស់ធនាគារកណ្តាល	៩.៣២៩.១១៣	៣៨.០១៦.១៣៥	៧.៣២០.៦៦៣	២៩.៤១៤.៤២៤
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុកផ្អែកតាម CIFRS ១	(២.០៨៤.១៨៩)	(៨.៤៩៣.០៧០)	(១.៤២៥.៩៤៧)	(៥.៧៤១.៥០៩)
ទុនបម្រុងផ្សេងៗ	-	(២៣៥.០៨៨)	-	១៣១.៨៦៣
ទុនបម្រុងតាមច្បាប់បានផ្ទេរពីប្រាក់ចំណេញរក្សាទុក	៧.២៤៤.៩២៤	២៩.២៨៧.៩៧៧	៥.៨៩១.៧១៦	២៣.៨០៤.៧៧៨

បម្រែបម្រួលទុនបម្រុងតាមច្បាប់ មានដូចខាងក្រោម៖

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាដើមឆ្នាំ	៥.៨៩១.៧១៦	២៣.៨០៤.៧៧៨	៣.៤០១.៥៩១	១៣.៧៣២.០៦១
ការផ្ទេរបន្ថែមទៅទុនបម្រុងតាមច្បាប់ក្នុងឆ្នាំ	១.៣៥៣.២០៨	៥.៤៨៣.១៩៩	២.៤៩០.១៦៥	១០.០៧២.៧១៧
នាដំណាច់ឆ្នាំ	៧.២៤៤.៩២៤	២៩.២៨៧.៩៧៧	៥.៨៩១.៧១៦	២៣.៨០៤.៧៧៨

២៣. ចំណូលការប្រាក់សុទ្ធ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់ ពីទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែង តាមថ្លៃដើមដករំលស់៖				
ឥណទាន និងបុរេប្រទាន	៤៧.០៨៨.៩៥៣	១៩០.៦៤២.៣៨៨	៣៥.១៦៥.៤៩៧	១៤២.២៤៤.៤៣៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ កណ្តាល	៥៤១.៩៤១	២.១៩៥.៩៤៥	៤០៧.៤៤២	១.៦៤៨.១០៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ				
- ធនាគារក្នុងប្រទេស	៤៧៩.៦៨០	១.៩៤៣.៦៦៣	១៦.២៨៨	៦៥.៨៨៥
- ធនាគារក្រៅប្រទេស	៨៣២.៩១២	៣.៣៧៨.៩៥៩	១.៤៥៧.១១៤	៥.៨៩០.០២៧
ចំណូលការប្រាក់សរុប	៤៨.៤៦២.៨៨៦	១៩៤.១៩៦.៩៩៦	៣៧.០២៦.១៥៣	១៤៩.៧៦២.៥៦៥
ចំណាយការប្រាក់ លើបំណុលហិរញ្ញវត្ថុវាស់វែង តាមថ្លៃដើមដករំលស់៖				
ប្រាក់បញ្ញើមានកាលកំណត់	១០.៧៣៤.៣២៧	៤៣.៤៩៥.៤៩៣	៨.៧២៣.៤៧០	៣៥.២៨៦.៤៣៦
គណនីចរន្ត	២.៧៩៩.៨២៦	១១.៣៤៨.៨៩៥	២.៨៨៦.២៧២	១០.០៩៦.៩៧០
គណនីសន្សំ	៣៥៨.៦០៤	១.៤៥៣.០៦៣	៣០៣.០៣៧	១.២២៥.៧៨៥
ប្រាក់កម្ចី	១.៣៩៥.៧៥៥	៥.៦៥៥.៥៩៩	៧៩.១៧៥	៣២០.២៦៣
អនុបំណុល	៩១០.៣០៧	៣.៦៨៨.៩៦៤	២៣៩.៤០០	៩៦៨.៣៧៣
បំណុលកតិសន្យា	២២៨.៣២៧	៩២៥.១៨១	២៥៦.០៥០	១.០៣៥.៧២២
មូលនិធិសោធននិវត្តន៍បុគ្គលិក	៦៨.០៩០	២៧៥.៩០១	៥០.៧៥១	២០៥.២៨៨
ចំណាយការប្រាក់សរុប	១៦.៤៩៥.២៣៦	៦៦.៨៣៨.៦៩៦	១២.១៣៨.១៥៥	៤៩.០៩៨.៨៣៧
ចំណូលការប្រាក់សុទ្ធ	៣២.៩៦៧.៦៥០	១២៧.៣៥៨.៣០០	២៤.៨៨៨.០៩៦	១០០.៦៦៣.៧២៨

២៤. ចំណូលកម្រៃជើងសាសុទ្ធ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ចំណូលកម្រៃជើងសា៖</i>				
កម្រៃពីសេវាផ្ទេរប្រាក់	២.៧៣៧.៣៣៨	១១.០៩១.៦៩៤	២.១៧៧.២២២	៨.៨០៦.៨៦៣
កម្រៃហិរញ្ញប្បទានពាណិជ្ជកម្ម	១.៦០៩.០១០	៦.៥១៩.៧០៩	៩៥៦.១៥៦	៣.៨៦៧.៦៥១
កម្រៃពីការសងតំណទានមុនកាលកំណត់	៥៣៣.៣០៨	២.១៦០.៩៦៤	៤៥៧.៦៣២	១.៨៥១.១២១
កម្រៃដំណើរការតំណទាន	៥០០.៨២០	២.០២៩.៣២៣	៣៩៩.៨២០	១.៦១៧.២៧២
កម្រៃសេវាផ្សេងៗ	២៥៥.៤០៥	១.០៣៤.៩០១	១៧១.៣៣៨	៦៩៣.០៦២
កម្រៃសម្រាប់ទូរលេខទូរសារ និងទូរស័ព្ទ	២៨៧.១៧៦	១.១៦៣.៦៣៧	២០៩.៤៧១	៨៤៧.៣១០
កម្រៃ និងសេវាតំណទានផ្សេងៗ	២១៣.៥៥៣	៨៦៥.៣១៧	២០៨.២៣៧	៨៤២.៣១៩
កម្រៃរដ្ឋបាល	១៧៧.៧៦៧	៧២០.៣១២	១៤៧.៦២៦	៥៩៧.១៤៧
កម្រៃប្រចាំឆ្នាំលើប័ណ្ណ ATM និងប័ណ្ណតំណទាន បុរេប្រទាន និងកម្រៃធាកពិន័យ ចំពោះការទូទាត់សងយឺតយ៉ាវ	១២៧.១៦០	៥១៥.២៥២	៩៧.១៧៩	៣៩៣.០៨៩
ចំណាយផ្សេងៗ	៤៥៤.៦៤៤	១.៨៤២.២១៦	៤៣៣.៩២០	១.៧៥៥.២០៧
ចំណូលកម្រៃជើងសាសរុប	៦.៨៩៦.១៨១	២៧.៩៤៣.៣២៥	៥.២៥៨.៦០១	២១.២៧១.០៤១
ចំណាយកម្រៃជើងសា	១.៣៨៧.៥៩៥	៥.៦២២.៥៣៥	១.១៦៥.០៨៦	៤.៧១២.៧៧៣
ចំណូលកម្រៃជើងសាសុទ្ធ	៥.៥០៨.៥៨៦	២២.៣២០.៧៩០	៤.០៩៣.៥១៥	១៦.៥៥៨.២៦៨

២៥. ខាតបណ្តាលមកពីការថយចុះតម្លៃតំណទាន

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតតំណទានរំពឹងទុក (ECL)៖				
តំណទាន និងបុរេប្រទាន	៦៥៤.៣៨៣	២.៦៥១.៥៦០	១.៧៩០	៧.២៤១
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	(៥.២២០)	(២១.១៥១)	(៦១.៦៥៥)	(២៤៩.៣៩៤)
កិច្ចសន្យាផ្តល់តំណទាន និងកិច្ចសន្យាធានា ផ្នែកហិរញ្ញវត្ថុ	៦.០៨០	២៤.៦៣៦	៤៥.៤៧៣	១៨៣.៩៣៧
	៦៥៥.២៤៣	២.៦៥៥.០៤៥	(១៤.៣៩២)	(៥៨.២១៦)

២៦. ចំណាយបុគ្គលិក

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្សរ៍ និងប្រាក់ម៉ោង	៥.៧៥១.០២៧	២៣.៣០៣.១៦១	៤.៨៩០.៦៤៥	១៩.៧៨២.៦៥៩
ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្ត	២.៣៩៣.៣១៨	៩.៦៩៧.៧២៥	១.៧៥០.៨៦៦	៧.០៨២.២៥៣
ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ	៤០៨.១៦៩	១.៦៥៣.៩០១	១៣៩.៨៣៨	៥៦៥.៦៤៥
ចំណាយមូលនិធិសោធននិវត្តន៍បុគ្គលិក	២៧៧.៥៥៤	១.១២៤.៦៤៩	២២៥.៨៤២	៩១៣.៥៣១
អត្ថប្រយោជន៍តំណទានបុគ្គលិក	១៣១.១៧២	៥៣១.៥០៩	១១១.០២៨	៤៤៩.១០៨
ប្រាក់បន្ថែម	១០១.៩៤៨	៤១៣.០៩៣	៩០.៥៤០	៣៦៦.២៣៤
ការឈប់សម្រាកប្រចាំឆ្នាំ	៩៥.៤២៦	៣៨៦.៦៦៦	២៩.៩៤២	១២១.១១៥
ចំណាយបណ្តុះបណ្តាលបុគ្គលិក	៨៣.០៨៨	៣៣៦.៦៧៣	៧៧.៨០៤	៣១៤.៧១៧
អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ	១៥៨.៣៣៩	៦៤១.៥៩០	១៥៥.២២៥	៦២៧.៨៨៥
ផ្សេងៗ	១.៩២១	៧.៧៨៣	៤.៨៣៦	១៩.៥៦៣
	៩.៤០១.៩៦២	៣៨.០៩៦.៧៥០	៧.៤៧៦.៥៦៦	៣០.២៤២.៧១០

២៧. រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ	៨៧៣.០៥៥	៣.៥៣៧.៦១៩	៨៣៧.៣២៣	៣.៣៨៦.៩៧២
រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	១.១៧៩.៧៧៩	៤.៧៨០.៤៦៥	១.១៤១.០៤១	៤.៦១៥.៥១១
រំលស់ទ្រព្យសកម្មអរូបី	១០៤.៩៥៦	៤២៥.២៨១	២០៧.៤៣២	៨៣៩.០៦២
	២.១៥៧.៧៩០	៨.៧៤៣.៣៦៥	២.១៨៥.៧៩៦	៨.៨៤១.៥៤៥

២៨. ចំណាយប្រតិបត្តិការផ្សេងៗ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ជួសជុល និងថែទាំ	៦៨៤.៩៣៨	២.៧៧៥.៣៦៩	៦១៤.៧០១	២.៤៨៦.៤៦៦
ផ្សាយពាណិជ្ជកម្ម និងទំនាក់ទំនងសាធារណៈ	៤៩៩.៩០៣	២.០២៥.៦០៧	៦៣៨.០៩៩	២.៥៨១.១១០
ចំណាយសន្តិសុខ	៣១៥.៧៩៩	១.២៧៩.៦១៨	៣៣០.៩២៥	១.៣៣៨.៥៩២
ចំណាយកម្រៃអាជ្ញាប័ណ្ណ	៣១៥.៦០៥	១.២៧៨.៨៣១	២៦៣.៩៦៧	១.០៦៧.៧៤៧
ចំណាយការជួល	២៤៧.៤៥៧	១.០០២.៦៩៦	២៤១.៨៦១	៩៧៧.៣២៨
ចំណាយទំនាក់ទំនង	២៤៥.១៣៤	៩៩៣.២៨៣	២៨៤.០១៩	១.១៤៨.៨៥៧
ទឹកភ្លើង	២៨២.៤៤៦	១.១៤៤.៤៧១	២៥០.៨៥៦	១.០១៤.៧១៣
ការធ្វើដំណើរ និងការស្នាក់នៅ	១៧០.៦៧៧	៦៩១.៥៨៣	១៧០.០៧២	៦៨៧.៩៤១
សម្ភារឆ្លងកាត់យានយន្ត	១៧០.០០៨	៦៨៨.៨៧២	១៧៣.៦១១	៧០២.២៥៦
កម្រៃសេវាផ្នែកច្បាប់ និងសេវាវិជ្ជាជីវៈ	១៤០.៩៣៥	៥៧១.០៦៩	១៣៩.៦៤១	៥៦៤.៨៤៨
ចំណាយធានារ៉ាប់រង	១១៣.៩០៦	៤៦១.៥៤៧	៩៥.៤០១	៣៨៥.៨៩៧
ចំណាយដំណើរការយានយន្ត	១១៣.០៩៣	៤៥៨.២៥៣	៤៦.៧៩៨	១៨៩.២៩៨
គ្រឿងសង្ហារឹម និងបរិក្ខារបំពាក់	៩៦.៣៩៩	៣៩០.៦០៩	៧១.០៧២	២៨៧.៤៨៦
កម្រៃរបស់ក្រុមប្រឹក្សាភិបាល	៩៦.១៦៤	៣៨៩.៦៥៧	១១៧.០៧៨	៤៧៣.៥៨១
ផ្សេងៗ	៥០៥.៣៧៧	២.០៤៧.៧៨៧	៤៥០.៦៥០	១.៨២២.៨៧៧
	៣.៩៩៧.៨៤១	១៦.១៩៩.២៥២	៣.៨៨៨.៧៥១	១៥.៧២៩.៩៩៧

២៩. ពន្ធលើប្រាក់ចំណូល

(ក) បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ
បម្រែបម្រួលបំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំរបស់ធនាគារ មានដូចខាងក្រោម៖

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
នាដើមឆ្នាំ	៣.១៩២.៧៦១	១២.៨២៨.៥១៤	១.៨២១.១៦៧	៧.៣៥២.០៥១
ចំណាយពន្ធលើប្រាក់ចំណូល	៥.១២៣.១៥៣	២០.៧៥៩.០១៥	៣.៦៨២.១៤៦	១៤.៨៩៤.២៨១
ពន្ធលើប្រាក់ចំណូលបានបង់	(៣.៧៧១.៣៦៦)	(១៥.២៨១.៥៧៥)	(២.៣១០.៥៥២)	(៩.៣៤៦.១៨៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២១៣.០៧៩	-	(៧១.៦៣៥)
នាដំណាច់ឆ្នាំ	៤.៥៤៤.៥៤៨	១៨.២១៩.០៣៣	៣.១៩២.៧៦១	១២.៨២៨.៥១៤

(ខ) ចំណាយពន្ធលើប្រាក់ចំណូល

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	៥.១២៣.១៥៣	២០.៧៥៩.០១៥	៣.៦៨២.១៤៦	១៤.៨៩៤.២៨១
ពន្ធពន្យារ	(៤៧៣.៤៣២)	(១.៩១៨.៣៤៦)	(៤០៩.៧៩៣)	(១.៦៤៧.៦១៣)
ចំណាយពន្ធលើប្រាក់ចំណូល	៤.៦៤៩.៧២១	១៨.៨៤០.៦៦៩	៣.២៧២.៣៥៣	១៣.២៤៦.៦៦៨

(គ) ការផ្ទៀងផ្ទាត់រវាងចំណេញតាមគណនេយ្យ និងចំណាយពន្ធលើប្រាក់ចំណូលរបស់ធនាគារ មានដូចខាងក្រោម៖

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល	២២.៨៦២.១៤៧	៩២.៦៣៧.៤១៩	១៦.៣២៤.២៧៩	៦៦.០៣១.៧១០
ពន្ធគណនាតាមអត្រា ២០%	៤.៥៧២.៤២៩	១៨.៥២៧.៤៨៤	៣.២៦៤.៨៥៦	១៣.២០៦.៣៤២
ផលប៉ះពាល់ពន្ធនៃខ្ទង់៖				
ចំណាយមិនត្រូវកាត់កងពន្ធ	៧៧.២៩២	៣១៣.១៨៥	៦០.១៩០	២៤៣.៤៦៩
ការកាត់ត្រាពន្ធពន្យារដែលមិនបានកាត់ត្រាក្នុងគ្រាមុន	-	-	(៥២.៦៩៣)	(២១៣.១៤៣)
ចំណាយពន្ធលើប្រាក់ចំណូល	៤.៦៤៩.៧២១	១៨.៨៤០.៦៦៩	៣.២៧២.៣៥៣	១៣.២៤៦.៦៦៨

យោងតាមច្បាប់ស្តីពីសារពើពន្ធនៃកម្ពុជា ធនាគារត្រូវបង់ពន្ធលើប្រាក់ចំណូលតាមអត្រា ២០%។

(ឃ) បញ្ហាផ្សេងៗ

ពន្ធ ត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្នលើបទប្បញ្ញត្តិពន្ធដារ ដែលបានចូលជាធរមាន នាកាលបរិច្ឆេទរាយការណ៍។ គណៈគ្រប់គ្រងវាយតម្លៃ ទៅតាមការិយបរិច្ឆេទអំពីស្ថានភាពដែលបានកើតឡើង ក្នុងលិខិតប្រកាសពន្ធ ដែលទាក់ទិនទៅនឹងបទប្បញ្ញត្តិពន្ធនិងបំណកស្រាយរបស់វាដែលនៅជាធរមាន។ ធនាគារកត់ត្រាសិរិធានធនតាមការសម្រប ទៅតាមមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលរំពឹងថាត្រូវបង់ ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងអស់នេះមានការផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយបំផុតលើចំនួនបំណុលពន្ធនឹងធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយខុសគ្នាពីចំនួនដែលបានកត់ត្រាពីដំបូង នោះភាពលម្អៀងនេះនឹងធ្វើឲ្យប៉ះពាល់ដល់សមតុល្យបំណុលពន្ធ ក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធត្រូវបានធ្វើឡើង។

៣០. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	៥៩.៩០៥.៣១៣	២៤៤.១១៤.១៥០	៧៨.៧១៨.២៣៦	៣១៦.២៨៩.៨៧២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល៖				
គណនីចរន្ត	១០៧.៥៦៩.០២៩	៤៣៨.៣៤៣.៧៩៣	៨១.២៤៦.៤៩៧	៣២៦.៤៤៨.៤២៥
គណនីទូទាត់	១.៤៦០.២៩៦	៥.៩៥០.៧០៧	៤០៤.៨៦៨	១.៦២៦.៧៥៩
មូលបត្រអាចជួញដូរបាន ដែលមានកាលកំណត់បីខែ ឬតិចជាង	-	-	៣០.០០០.០០០	១២០.៥៤០.០០០
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ៖				
គណនីចរន្ត	៧.១៦៩.៤៤១	២៩.២១៥.៤៧២	២.៨៩២.៩០០	១១.៦២៣.៦៧៣
គណនីសន្សំ	១.០០៣.៤៦១	៤.០៨៩.១០៤	១.៥១៤.៤៤២	៦.០៨៥.០២៨
ប្រាក់បញ្ញើមានកាលកំណត់ ដែលមានកាលកំណត់បីខែ ឬ តិចជាង	៦.១៦៣.៩៩៥	២៥.១១៨.២៨០	៤.០៥៧.៩៥៩	១៦.៣០៤.៨៧៩
	១៨៣.២៧១.៥៣៥	៧៤៦.៨៣១.៥០៦	១៩៨.៨៣៤.៩០២	៧៩៨.៩១៨.៦៣៦

៣១. លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ

(ក) សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ

		២០១៩		២០១៨	
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញមុនពន្ធ លើប្រាក់ចំណូល		២២.៨៦២.១៤៧	៩២.៦៣៧.៤១៩	១៦.៣២៤.២៧៩	៦៦.០៣១.៧១០
និយ័តកម្ម៖					
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	២៧	២.១៥៧.៧៩០	៨.៧៤៣.៣៦៥	២.១៨៥.៧៩៦	៨.៨៤១.៥៤៥
និយ័តកម្មទ្រព្យសម្បត្តិ និងបរិក្ខារ	១១	-	-	៩៨.៥៥៤	៣៩៨.៦៥១
និយ័តកម្មទ្រព្យសកម្មអរូបី	១២	-	-	(១.២២៥)	(៤.៩៥៥)
ខាតពីការចុះតម្លៃឥណទាន	២៥	៦៥៥.២៤៣	២.៦៥៥.០៤៥	(១៤.៣៩២)	(៥៨.២១៦)
ខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		(១១.៤៥៣)	(៤៦.៤០៨)	(៣៤.៥៥៥)	(១៣៩.៧៧៥)
និយ័តកម្មមូលនិធិសោធននិវត្តន៍បុគ្គលិក	១៩	(២១.៤១៨)	៨៦.៧៨៦	-	-
សំវិធានធនអត្ថប្រយោជន៍បុគ្គលិក	១៩	-	-	១៣៩.៨៣៨	៥៦៥.៦៤៥
មូលនិធិសោធននិវត្តន៍បុគ្គលិក		៥៥៥.១០៨	២.២៤៩.២៩៨	៤៥១.៦៨៤	១.៨២៧.០៦២
អត្ថប្រយោជន៍ឥណទានបុគ្គលិក	២៦	១៣១.១៧២	៥៣១.៥០៩	១១១.០២៨	៤៤៩.១០៨
ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ	២៦	៩៥.៤២៦	៣៨៦.៦៦៦	២៩.៩៤២	១២១.១១៥
ចំណូលការប្រាក់ និងចំណាយការប្រាក់សុទ្ធ	២៣	(៣២.៤០៨.២៥០)	(១៣១.៣១៨.២២៩)	(២៤.៩០៨.១៨៦)	(១០០.៧៩៣.៦១៣)
បម្រែបម្រួលដើមទុនបង្វិល៖					
ទុនបម្រុងកាតព្វកិច្ច		(២២.៣៥៩.៦៣៧)	(៩០.៦០១.២៤៩)	(១៨.៦១២.៩៣៧)	(៧៥.២៨៩.៣៣០)
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ - កាលកំណត់លើសពីបីខែ		១៣.៦៥០	៥៥.៣១០	(៦៩.៧៦៥)	(២៨២.១៩៩)
ឥណទាន និងបុរេប្រទាន		(១៥៣.៦៦៨.២៥៣)	(៦២២.៦៦៣.៧៦១)	(១៣៦.២៧០.១៧៣)	(៥៥១.២១២.៨៥០)
ទ្រព្យសកម្មផ្សេងៗ		(១.០៦០.៤៣០)	(៤.២៩៦.៨៦២)	(១.៤៩១.៧៦៥)	(៦.០៣៤.១៨៩)
ប្រាក់បញ្ញើរបស់ធនាគារ		១២.៩២៧.៣៣៨	៥២.៣៨១.៥៧៤	១០.៥២៧.៤៥២	៤២.៥៨៣.៥៤៣
ប្រាក់បញ្ញើរបស់អតិថិជន		១០៥.០៦០.៥៦៣	៤២៥.៧០៥.៤០១	១៣៩.១១៦.៧៦១	៥៦២.៧២៧.២៩៨
បំណុលផ្សេងៗ		៣.៨៤៩.៦៩៥	១៥.៥៩៨.៩៦៤	(១.០០៦.៥១៦)	(៤.០៧១.៣៥៧)
សាច់ប្រាក់(បានប្រើក្នុង)/ចេញពីប្រតិបត្តិការ		(៦១.២២១.៣០៩)	(២៤៧.៨៩៥.១៧២)	(១៣.៤២៤.១៨០)	(៥៤.៣០០.៨០៧)

(ខ) សកម្មភាពវិនិយោគ និងសកម្មភាពហិរញ្ញប្បទានដែលមិនមែនជាសាច់ប្រាក់

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ (*)	៤១.២៦៩	១៦៧.២២២	២៨.៤៤៣	១១៥.០៥២
ការទិញទ្រព្យសកម្មអរូបី (*)	១៨៩.៥១០	៧៦៧.៨៩៥	-	-
	២៣០.៧៧៩	៩៣៥.១១៧	២៨.៤៤៣	១១៥.០៥២

ចំនួនទឹកប្រាក់នេះ គឺជាសាច់ប្រាក់ត្រូវបង់ ចំពោះការទ្រព្យសកម្ម គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

សកម្មភាពហិរញ្ញប្បទានដែលមិនមែនជាសាច់ប្រាក់ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ១០ ស្តីពីការទិញទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់។

៣២. កិច្ចសន្យាផ្សេងៗ និងបំណុលយថាហេតុ

(ក) កិច្ចសន្យាផ្តល់ឥណទាន ការធានា និងកិច្ចសន្យាធានា ផ្នែកហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ធនាគារមានចំនួនទឹកប្រាក់ក្នុងកិច្ចសន្យា នៃឧបករណ៍ ហិរញ្ញវត្ថុក្រៅតារាងតុល្យការ ដែលត្រូវផ្តល់ឥណទានជូនអតិថិជន ដូចខាងក្រោម៖

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កិច្ចសន្យាពាក់ព័ន្ធនឹងការផ្តល់ឥណទាន	១៦៩.៩២២.៦៥០	៦៩២.៤៣៤.៧៩៩	៩៩.០៤៦.៥៧២	៣៩៧.៩៦៩.១២៦
ឥណទានវិបារបន់ដែលមិនបានប្រើប្រាស់	៥៨.២៧១.៨១៩	២៣៧.៤៥៧.៦៦២	៤៨.៨៣២.៣៦២	១៩៦.២០៨.៤៣១
ប័ណ្ណឥណទានដែលមិនបានប្រើប្រាស់	៨.៩៣៩.៩៣២	៣៦.៤១៣.៩២៣	៨.៣៣៧.០៧០	៣៣.៤៩៨.៣៤៧
កិច្ចសន្យាផ្តល់ឥណទានមានកាលកំណត់	៣.៩៩០.៦២៤	១៦.២៦១.៧៩៣	២០.០៥៤.៨៧៧	៨០.៥៨០.៤៩៦
ហានិភ័យសរុប	២៤១.១២១.០២៥	៩៨២.៥៦៨.១៧៧	១៧៦.២៧០.៨៨១	៧០៨.២៥៦.៤០០

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុដែលត្រូវមាន ECL	២៤១.១២១.០២៥	៩៨២.៥៦៨.១៧៧	១៧៦.២៧០.៨៨១	៧០៨.២៥៦.៤០០
សំវិធានធនបាត់បង់ ECL	(១៦១.៣៩៤)	(៦៥៧.៦៨១)	(១៥៥.៣១៤)	(៦២៤.០៥២)
ហានិភ័យសុទ្ធ	២៤០.៩៥៩.៦៣១	៩៨១.៩១០.៤៩៦	១៧៥.១១៥.៥៦៧	៧០៧.៦៣២.៣៤៨

(ខ) កិច្ចសន្យាកតិសន្យាប្រតិបត្តិ

ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដែលជាកាលបរិច្ឆេទផ្លាស់ប្តូរមកអនុវត្ត CIFRS ធនាគារបានកត់ត្រាទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងបំណុលកតិសន្យា ចំពោះកិច្ចសន្យាកតិសន្យាដែលធនាគារជាភាគីអ្នកជួល លើកលែងតែកតិសន្យាទាំងឡាយណាដែលមានរយៈពេលខ្លី សូមមើលកំណត់សម្គាល់ ២.១២.iii និងកំណត់សម្គាល់ ១០ សម្រាប់ព័ត៌មានបន្ថែម។ កិច្ចសន្យាកតិសន្យាដែលមានរយៈពេលខ្លី មិនមានភាពជាសារវន្តទេ។

៣៣. ការលាតត្រដាងភាគីពាក់ព័ន្ធ

(ក) ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ធនាគារគឺជាបុត្រសម្ព័ន្ធដែលត្រូវបានកាន់កាប់ទាំងស្រុងដោយ CIMB Bank Berhad ជាធនាគារមានអាជ្ញាប័ណ្ណចុះបញ្ជីអាជីវកម្មនៅប្រទេស ម៉ាឡេស៊ី។ CIMB Group Holdings Berhad ដែលជាក្រុមហ៊ុនសាជីវកម្មបានចុះបញ្ជីនៅប្រទេសម៉ាឡេស៊ី គឺជាក្រុមហ៊ុនមេធំជាងគេ។

ភាគីពាក់ព័ន្ធ	ទំនាក់ទំនង
CIMB Group Holdings Berhad	ក្រុមហ៊ុនមេធំជាងគេ
CIMB BANK BERHAD	ក្រុមហ៊ុនមេផ្ទាល់
CIMB THAI BANK PUBLIC CO. LIMITED ("CIMB THAI")	ក្រុមហ៊ុនញាតិសម្ព័ន្ធ
PT BANK CIMB NIAGA TBK (CIMB INDONESIA)	ក្រុមហ៊ុនញាតិសម្ព័ន្ធ
CIMB BANK (SINGAPORE)	ក្រុមហ៊ុនញាតិសម្ព័ន្ធ
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗរបស់ធនាគារ គឺអភិបាលទាំងអស់របស់ធនាគារដែលជាអ្នកមានសិទ្ធិធ្វើការសម្រេចចិត្តសំខាន់ៗ ពាក់ព័ន្ធទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ និងបុគ្គលិកគណៈគ្រប់គ្រងជាន់ខ្ពស់ (រួមទាំងសមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគេផងដែរ)។

(ខ) ប្រាក់បញ្ញើ និងការដាក់ប្រាក់ជាមួយភាគីពាក់ព័ន្ធ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនមេ	៤.១៣៧.៥៧៣	១៦.៨៦០.៦១០	១.៧៣៧.៥៣៥	៦.៩៨១.៤១៦
ធនាគារបុត្រសម្ព័ន្ធ និងសាខាធនាគាររបស់ក្រុមហ៊ុនមេ នៅប្រទេស (គណនីចរន្ត)	២.០៧៥.៩៧៥	៨.៤៥៩.៥៩៨	៨៦១.៧០៩	៣.៤៦២.៣៤៧
ក្រុមហ៊ុនមេ (ប្រាក់បញ្ញើមានកាលកំណត់)	៥៦.២២២	២២៩.១០៥	៧០.១៦៤	២៨១.៩១៩
	៦.២៦៩.៧៧០	២៥.៥៤៩.៣១៣	២.៦៦៩.៤០៨	១០.៧២៥.៦៨២
ចំណូលការប្រាក់	១.៦០១	៦.៤៨៧	៧៣.៤៥២	២៩៧.១១៣

ប្រាក់បញ្ញើមានកាលកំណត់ជាមួយក្រុមហ៊ុនមេ មានអត្រាការប្រាក់ ក្នុងចន្លោះពី ១,២០% ទៅ ២,៤៥% ក្នុងមួយឆ្នាំ (២០១៨ ៖ ១,១៥% ទៅ ២,៤៥% ក្នុងមួយឆ្នាំ)។

គណនីចរន្តជាមួយក្រុមហ៊ុនមេ និងធនាគារបុត្រសម្ព័ន្ធ និងសាខាធនាគាររបស់ក្រុមហ៊ុនមេ នៅបរទេស មិនមានការប្រាក់ទេ។

(គ) ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់ផ្តល់ឲ្យភាគីពាក់ព័ន្ធ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
អភិបាល និង គណៈគ្រប់គ្រងសំខាន់ៗ	៨៧៤.៧០៩	៣.៥៦៤.៤៣៩	១.០៩៦.៦៣៩	៤.៤០៦.២៩៦
ចំណាយការប្រាក់	៦៥.១៥៤	២៦៤.០០៤	៦១.៨៥៧	២៥០.២១២

ឥណទាន និងបុរេប្រទាន ផ្តល់ឲ្យអភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ ទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងចន្លោះពី ៣,៥០% ទៅ ១១,០០% ក្នុងមួយឆ្នាំ (២០១៨ ៖ ៣,៥០% ក្នុងមួយឆ្នាំ)។

(ឃ) ប្រាក់បញ្ញើរបស់ភាគីពាក់ព័ន្ធ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ធនាគារបុត្រសម្ព័ន្ធ និងសាខាធនាគារ របស់ក្រុមហ៊ុនមេ នៅបរទេស (គណនីចរន្ត)	១០៩.៩៥០	៤៤៨.០៤៦	១០៩.៩៧៨	៤៤១.៨៩២
អភិបាល និងគណៈគ្រប់គ្រង សំខាន់ៗ (គណនីចរន្ត)	៩៥.៥៨៣	៣៨៩.៥០១	១២០.២៣៥	៤៨៣.១០៤
អភិបាល និងគណៈគ្រប់គ្រង សំខាន់ៗ (គណនីសន្សំ)	១១៧.២៩៦	៤៧៧.៩៨១	១៦២.៧៣០	៦៥៣.៨៤៩
អភិបាល និងគណៈគ្រប់គ្រង សំខាន់ៗ (ប្រាក់បញ្ញើមាន កាលកំណត់)	២៣៧.៤៣៣	៩៦៧.៥៣៩	១៩០.៩៧៣	៧៦៧.៣៣០
	៥៦០.២៦២	២.២៨៣.០៦៧	៥៨៣.៩១៦	២.៣៤៦.១៧៥
ចំណាយការប្រាក់ លើប្រាក់បញ្ញើ	១៧៩.៨៩៦	៧២៨.៩៣៩	៥.៩២៤	២៣.៩៦៣

អត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	២០១៩	២០១៨
ធនាគារបុត្រសម្ព័ន្ធ និងសាខាធនាគារ របស់ក្រុមហ៊ុនមេ នៅបរទេស (គណនីចរន្ត)	០,០០%	០,០០%
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ (គណនីចរន្ត)	០,៥០%	០,០០% - ០,៥០%
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ (គណនីសន្សំ)	០,៥០% - ១,០០%	០,០០% - ១,៦៨%
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ (ប្រាក់បញ្ញើមានកាលកំណត់)	២,២៥% - ៤,០០%	២,២៥% - ៤,០០%

(ង) អនុបំណុលពីភាគីពាក់ព័ន្ធ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនមេផ្ទាល់	៣៧.៣១៦.៤៧៩	១៥២.០៦៤.៦៥២	៧.០៦៨.៤៦៦	២៨.៤០១.០៩៦
ចំណាយការប្រាក់	៩១០.៣០៧	៣.៦៨៨.៥៦៤	២៣៩.៤០០	៩៦៨.៣៧៣

អនុបំណុលពីក្រុមហ៊ុនមេផ្ទាល់មិនមានការធានាទេ និងមានអត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងចន្លោះពី ៣,០០% ទៅ ៤,៥០% ក្នុងមួយឆ្នាំ (២០១៨ ៖ ៣,០០% ក្នុងមួយឆ្នាំ)។

(ច) ទឹកប្រាក់ភាគីពាក់ព័ន្ធជំពាក់

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មផ្សេងៗ				
ទឹកប្រាក់ក្រុមហ៊ុនមេផ្ទាល់ជំពាក់	៨៩.៧០៨	៣៦៥.៥៦០	៩១.២១៧	៣៦៦.៥១០
	៨៩.៧០៨	៣៦៥.៥៦០	៩១.២១៧	៣៦៦.៥១០

(ឆ) ការទូទាត់ឲ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រៃរបស់អភិបាល	៩៦.១៦៤	៣៨៩.៦៥៧	១១៧.០៧៨	៤៧៣.៥៨១
ប្រាក់បៀវត្សរ៍ និង អត្ថប្រយោជន៍ រយៈពេលខ្លី	១.៣១៧.០៣៨	៥.៣៣៦.៦៣៨	១.៥៦៨.៨៩០	៦.៣៤៦.១៦០
អត្ថប្រយោជន៍ រយៈពេលវែងផ្សេងៗ	៥៧.០១៤	២៣១.០២១	៧៣.៧០៩	២៩៨.១៥៣
	១.៣៧៤.០៥៦	៥.៥៦៧.៦៥៥	១.៦៥២.៥៩៩	៦.៦៤៤.៣១៣

៣.៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ធនាគារបានរួមបញ្ចូលការគ្រប់គ្រងហានិភ័យជាផ្នែកមួយនៃអាជីវកម្ម ប្រតិបត្តិការ និងដំណើរនៃការសម្រេចចិត្តរបស់ធនាគារ។ ក្នុងការធ្វើឲ្យប្រាកដថា ធនាគារសម្រេចបាននូវផលចំណេញខ្ពស់បំផុត ទន្ទឹមនឹងពេលធ្វើប្រតិបត្តិការ ក្នុងបរិយាកាសអាជីវកម្មល្អ ក្រុមការងារផ្នែកគ្រប់គ្រងហានិភ័យបានចូលរួមតាំងពីដំណាក់កាលដំបូង ក្នុងដំណើរការទទួលយកហានិភ័យ ដោយផ្តល់នូវការចូលរួមឯកភាព រួមមានរបាយការណ៍វាយតម្លៃពាក់ព័ន្ធ ការវាយតម្លៃឥណទាន ការវាយតម្លៃលើផលិតផលថ្មី និងកំណត់បរិមាណតម្រូវការដើមទុន។ ការចូលរួមទាំងនេះជួយជំរុញឲ្យផ្នែកអាជីវកម្មផ្សេងៗធ្វើការ វាយតម្លៃហានិភ័យធៀបនឹងផលចំណេញ ក្នុងផែនការអាជីវកម្មរបស់ពួកគេ ដូចនេះធ្វើឲ្យហានិភ័យត្រូវបានកំណត់តម្លៃសមស្រប ពាក់ព័ន្ធនឹងផលចំណេញ។

ជាទូទៅ គោលដៅនៃសកម្មភាព ក្នុងការគ្រប់គ្រងហានិភ័យរបស់ធនាគារ គឺដើម្បី៖

- កំណត់ពីហានិភ័យផ្សេងៗ និងតម្រូវការដើមទុន
- ធានាថាសកម្មភាពទទួលយកហានិភ័យ មានភាពស៊ីសង្វាក់គ្នាជាមួយនឹងគោលការណ៍ហានិភ័យ ហើយស្ថានភាពនៃបណ្តុំហានិភ័យ គឺស្ថិតក្នុងកម្រិតហានិភ័យដែលត្រូវបានអនុម័តដោយ ក្រុមប្រឹក្សាភិបាល និង
- បង្កើតតម្លៃរបស់ភាគទុនិក តាមរយៈក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យដ៏ល្អ

ធនាគារកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដូចខាងក្រោម៖

២០១៩			២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់				
សាច់ប្រាក់ក្នុងដៃ	៥៩.៩០៥.៣១៣	២៤៤.១១៤.១៥០	៧៨.៧១៨.២៣៦	៣១៦.២៨៩.៨៧២
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល	១៩៩.៦៥៦.០៥០	៨១៣.៥៩៨.៤០៤	១២៧.៦៤២.៥១០	៥១២.៨៦៧.៦០៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	១៤.៣៨៩.៤៩៧	៥៨.៦៣៧.២០០	៨.៥២៦.៤៨៨	៣៤.២៥៩.៤២៩
ឥណទាន និងបុរេប្រទានវាស់វែងតាម ថ្លៃដើមដករំលស់	៦៩៣.៧៦៣.៩០៦	២.៨២៧.០៨៧.៩១៧	៥៣៩.៦៣៩.២២៦	២.១៦៨.២៥៤.៣៣៩
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៣៥៨.១២៣	៥.៥៣៤.៣៥១	១.៣៩០.៤០៨	៥.៥៨៦.៦៥៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៩៦៩.០៧២.៨៨៩	៣.៩៤៨.៩៧២.០២២	៧៥៥.៩១២.៨៦៦	៣.០៣៧.២៥៧.៩០៤
បំណុលហិរញ្ញវត្ថុ				
បំណុលហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់				
ប្រាក់បញ្ញើរបស់ធនាគារ	៤១.៩៧៨.៩៤៦	១៧១.០៦៤.២០៥	២៩.១០០.៩៦៧	១១៦.៩២៧.៦៨៥
ប្រាក់បញ្ញើរបស់អតិថិជន	៧៩០.៧៨៣.២១៤	៣.២២២.៤៤១.៥៩៧	៦៨៤.៤៩៨.៨៦៣	២.៧៥០.៣១៦.៤៣១
ប្រាក់កម្ចី	៧៤.៤៧៧.៤៦០	៣០៣.៤៩៩.៦៥០	១០.២៣៨.៤៥៨	៤១.១៣៨.១២៤
អនុបំណុល	៣៧.៣១៦.៤៧៩	១៥២.០៦៤.៦៥២	៧.០៦៨.៤៦៦	២៨.៤០១.០៩៦
បំណុលកតិសន្យា	៥.៦៣៦.០១២	២២.៩៦៦.៧៤៩	៥.៧១៦.២១៦	២២.៩៦៧.៧៥៦
បំណុលហិរញ្ញវត្ថុផ្សេងៗ	២២.៥១២.២៧១	៩១.៧៣៧.៥០៤	១៨.៤៧៧.១៨៦	៧៤.២៤១.៣៣៣
បំណុលហិរញ្ញវត្ថុសរុប	៩៧២.៧០៤.៣៨២	៣.៩៦៣.៧៧០.៣៥៧	៧៥៥.១០០.១៥៦	៣.០៣៣.៩៩២.៤២៥
(បំណុល)/ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	(៣.៦៣១.៤៩៣)	(១៤.៨៩៨.៣៣៥)	៨១២.៧១២	៣.២៦៥.៤៧៩

៣.៤.១ ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យដែលធ្វើឲ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើអតិថិជនរបស់ធនាគារ ឬភាគីដៃគូក្នុងទីផ្សារ ខកខានមិនបានបំពេញកាតព្វកិច្ចសងប្រាក់ទៅតាមកិច្ចសន្យាឲ្យធនាគារ។ ហានិភ័យឥណទាន កើតមកពីការដាក់ប្រាក់ នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ឥណទាន និងបុរេប្រទាន ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ។ ហានិភ័យឥណទានភាគច្រើនកើតមកពីសកម្មភាពផ្តល់ប្រាក់កម្ចី។

(ក) ការវាស់វែងហានិភ័យឥណទាន

ហានិភ័យឥណទានត្រូវបានគ្រប់គ្រងតាមមូលដ្ឋានជាត្រឹម។

ចំពោះឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន ការប៉ាន់ស្មានហានិភ័យឥណទានក្នុងគោលដៅគ្រប់គ្រងហានិភ័យ តម្រូវឲ្យប្រើប្រាស់គំរូ ដោយសារហានិភ័យមានភាពខុសប្លែកគ្នាទៅតាមបម្រែបម្រួលលក្ខខណ្ឌលើទីផ្សារ លំហូរសាច់ប្រាក់រំពឹងទុក និងពេលវេលាដែលកន្លងផុត។ ការវាយតម្លៃហានិភ័យឥណទាននៃផលបត្រទ្រព្យសកម្មមួយ តម្រូវឲ្យមានការប៉ាន់ស្មានបន្ថែមទៀត ដូចជា លទ្ធភាពនៃការមិនសងប្រាក់នៃអនុបាតការខាតបង់ពាក់ព័ន្ធ និងការមិនសងប្រាក់ទៅវិញទៅមក រវាងភាគីដៃគូ។ ធនាគារវាស់វែងហានិភ័យឥណទាន ដោយប្រើប្រាស់នៃការមិនសងប្រាក់ (PD) ចំនួនដែលមានហានិភ័យមិនសង (EAD) និងការខាតបង់ នៅពេលមិនមានការសងប្រាក់ (LGD) ក្នុងការវាស់វែងការខាតបង់ឥណទានរំពឹងទុក (ECL) ក្រោម CIFRS 9 ។

ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ត្រូវបានចាត់ទុកថាមានហានិភ័យឥណទានតិចតួច។ ចំណាត់ថ្នាក់ឥណទាននៃទ្រព្យសកម្មទាំងនេះ ត្រូវបានតាមដានដើម្បីស្វែងរកការថយចុះតម្លៃនៃឥណទាន។ ការវាស់វែងការថយចុះតម្លៃត្រូវបានកំណត់ត្រឹមការខាតបង់ឥណទានរំពឹងទុក១២ខែ។ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានតាមដានដើម្បីស្វែងរកពីការថយចុះចំណាត់ថ្នាក់ឥណទានរបស់វា ហើយការវាស់វែងការថយចុះតម្លៃ គឺអនុវត្តតាមវិធីសាស្ត្របីដំណាក់កាល ដូចបានពណ៌នាក្នុងកំណត់សម្គាល់ ៣៣.១ (គ)។

(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាន និងបុរេប្រទាន ជូនអតិថិជនជាងកត្តជន ឬសហគ្រាសនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកម្រិតហានិភ័យ និងផ្តោតការយកចិត្តទុកដាក់លើហានិភ័យឥណទាន នៅពេលដែលហានិភ័យត្រូវបានរកឃើញ។

ធនាគារកំណត់កម្រិតហានិភ័យឥណទានដែលខ្លួនទទួលខុសត្រូវ ដោយដាក់កម្រិតលើចំនួនហានិភ័យដែលអាចទទួលយកបាន ទាក់ទងនឹងអ្នកខ្ចីម្នាក់ ឬក្រុមអ្នកខ្ចី និងផ្នែកខុស្សាហកម្ម។ ហានិភ័យបែបនេះត្រូវបានតាមដានលើមូលដ្ឋានរង្វិលជុំ ហើយត្រូវបានត្រួតពិនិត្យឡើងវិញប្រចាំឆ្នាំ ឬបញ្ជីកញ្ចប់ជាងនេះទៅតាមការចាំបាច់។ កម្រិតកំណត់នៃហានិភ័យឥណទាន ទៅតាមប្រភេទផលិតផល និងវិស័យខុស្សាហកម្ម ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ហានិភ័យធំត្រូវបានកំណត់និយមន័យ ដោយធនាគារកណ្តាលថា ជាហានិភ័យឥណទានទូទៅ ចំពោះអ្នកទទួលផលជាងកត្តជន ដែលលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ អនុលោមតាមលក្ខខណ្ឌនៃប្រកាសលេខ ៨៧-០៦-២២៦ប្រ.ក ដែលចេញដោយធនាគារកណ្តាលបានតម្រូវឲ្យធនាគាររក្សា នៅគ្រប់ពេលវេលាទាំងអស់ នូវអនុបាតអតិបរមា២០% រវាងហានិភ័យឥណទានទូទៅរបស់ធនាគារ ចំពោះអ្នកទទួលផលជាងកត្តជន និងមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ហានិភ័យឥណទានធំសរុប មិនត្រូវលើស ៣០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ។

ធនាគារអនុវត្តគោលការណ៍ និងការអនុវត្តជាច្រើន ដើម្បីសម្រាលហានិភ័យ ដូចជាការតម្រូវឲ្យអ្នកខ្ចីប្រាក់ ដាក់តម្កល់ទ្រព្យបញ្ចាំ នៅពេលស្នើសុំខ្ចីឥណទាន និងបុរេប្រទានពីធនាគារ។

(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតបង់ឥណទានរំពឹងទុក)

ការវាស់វែងសំវិធានធន សម្រាប់ការខាតបង់ឥណទានរំពឹងទុក ក្រោមវិធីសាស្ត្របីដំណាក់កាលរបស់ CIFRS 9 គឺដើម្បីកត់ត្រាសំវិធានធន សម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង ឬឧបករណ៍ហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន នាកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលមិនទាន់មានការថយចុះតម្លៃគួរឲ្យកត់សម្គាល់ ក្នុងហានិភ័យឥណទាន នឹងត្រូវបានកត់ត្រាក្នុងសំវិធានធន សម្រាប់ការខាតបង់ឥណទានរំពឹងទុក១២ខែ។

ក្រោមវិធីសាស្ត្របីដំណាក់កាល ឧបករណ៍ហិរញ្ញវត្ថុត្រូវបានបែងចែកជាបីដំណាក់កាលអាស្រ័យទៅតាមបម្រែបម្រួលដែលពាក់ព័ន្ធ នៅក្នុងហានិភ័យឥណទាន។

- ដំណាក់កាលទី១ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមិនមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង និងមិនមានការថយចុះតម្លៃឥណទាន នាការបរិច្ឆេទ រាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានកត់ត្រាក្នុងសំវិធានធន សម្រាប់ការខាតបង់ឥណទានរំពឹងទុក១២ខែ។
- ដំណាក់កាលទី២ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃ។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានកត់ត្រាក្នុងសំវិធានធន សម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល។
- ដំណាក់កាលទី៣ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃ នាការបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានកត់ត្រាក្នុងសំវិធានធន សម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល។
- ការទិញទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទានពីដំបូង គឺជាទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយណាដែលមានការថយចុះតម្លៃឥណទាន ចាប់តាំងពីការកត់ត្រាលើកដំបូង។ សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក តែងតែត្រូវបានវាស់វែងតាមមូលដ្ឋានពេញមួយអាយុកាល (ដំណាក់កាលទី ៣)។

ការវិនិច្ឆ័យនិងការសន្មតសំខាន់ៗ ដែលធនាគារបានអនុវត្ត ទៅតាមតម្រូវការនានារបស់ស្តង់ដារ ក្នុងការវាស់វែងសំវិធានធន មានដូចខាងក្រោម៖

(i) កំណើនហានិភ័យឥណទានជាសារវន្ត - significant increase in credit risk ('SICR')

ការប៉ាន់ស្មាន SICR គឺជាការវិភាគពហុកត្តា និងការវិភាគជារួម អាស្រ័យទៅលើការរួមបញ្ចូលគ្នា រវាងព័ត៌មានផ្នែកបរិមាណ និង/ឬ គុណភាព។ ដើម្បីកំណត់ថាតើហានិភ័យនៃការមិនសងប្រាក់ចំពោះឥណទាន/ហិរញ្ញប្បទាន បានកើនឡើងគួរឱ្យកត់សម្គាល់ឬទេ ចាប់តាំងពីការកត់ត្រាលើកដំបូងមក គេយកហានិភ័យនៃការមិនសងប្រាក់ នាពេលបច្ចុប្បន្នប្រៀបធៀបជាមួយនឹងហានិភ័យនៃការមិនសងប្រាក់ នាពេលកត់ត្រាលើកដំបូង។ អ្នកខ្ចីប្រាក់ម្នាក់ ត្រូវបានចាត់ទុកថាមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង ប្រសិនបើលក្ខខណ្ឌរបស់គាត់សមស្របទៅតាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖

- ហួសកាលកំណត់សងប្រាក់ ៣១ថ្ងៃ សម្រាប់កាលកំណត់រយៈពេលខ្លី ទៅតាមកាលវិភាគសងប្រាក់ក្នុងកិច្ចសន្យា និង
- ហួសកាលកំណត់សងប្រាក់ ៩០ថ្ងៃ សម្រាប់កាលកំណត់រយៈពេលវែង ទៅតាមកាលវិភាគសងប្រាក់ក្នុងកិច្ចសន្យា

(ii) និយមន័យនៃការមិនសងប្រាក់ និងការថយចុះតម្លៃឥណទាន

ស្របជាមួយនឹងការគ្រប់គ្រងហានិភ័យឥណទានផ្ទៃក្នុងរបស់ធនាគារ ដែលត្រូវនឹងនិយមន័យការមិនសងប្រាក់របស់ធនាគារជាតិ នៃកម្ពុជា នៅក្នុងប្រកាសលេខ ៨៧-០១៧-៣៤៤ ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសាកាចលេខ ៨៧-០១៨-០០១ សចរ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី ការធ្វើចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនបណ្តាលមកពីថយចុះតម្លៃ ធនាគារកំណត់ថា ឧបករណ៍ហិរញ្ញវត្ថុមួយស្ថិតក្នុងចំណាត់ថ្នាក់មិនសងប្រាក់ និងមានការថយចុះតម្លៃឥណទាន នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុនោះ ស្របទៅតាមលក្ខណៈវិនិច្ឆ័យណាមួយ ដូចខាងក្រោម៖

- នៅពេលដែលប្រាក់ដើម ឬការប្រាក់ ឬទាំងប្រាក់ដើម និងការប្រាក់នៃឥណទានហ្វាស៊ីលីតឺណាមួយហួសកំណត់សង លើសពី៩០ថ្ងៃ ក្នុងថ្ងៃបន្តបន្ទាប់គ្នា ឬលើសនិង/ឬការមិនសងប្រាក់ជាក់ស្តែង។ ក្នុងករណីហ្វាស៊ីលីតឺដែលអាចប្រើប្រាស់ឡើងវិញ (ឧ. ឥណទានវិបារប័ន ហ្វាស៊ីលីតឺ) ហ្វាស៊ីលីតឺត្រូវបានចាត់ថ្នាក់ថា មានការថយចុះតម្លៃ នៅពេលដែលចំនួនទឹកប្រាក់ដែលនៅមិនទាន់ទូទាត់ នៅសល់លើសពីកម្រិតដែលបានអនុម័ត ក្នុងរយៈពេលលើសពី៩០ថ្ងៃ

ឬ៣ខែ។ ដើម្បីបញ្ជាក់ពីរយៈពេលនៃចំណុលដែលនៅជំពាក់ មានដូចខាងក្រោម៖

- (1) ការទូទាត់សងតាមគ្រានីមួយៗ ត្រូវធ្វើឡើងឱ្យគ្រប់ចំនួន។ ការទូទាត់សងតែមួយចំណែកនៃការសងតាមគ្រាត្រូវចាត់ទុកជាការសងយឺត។
- (2) នៅពេលដែលការបង់សងឥណទានត្រូវបានផ្អាកឬបន្ស្រោច អាស្រ័យទៅតាមការចរចា និងការរៀបចំឥណទានឡើងវិញ នោះការកំណត់រយៈពេលនៃចំណុលដែលនៅជំពាក់នឹងត្រូវបានដកចេញពីរយៈពេលនៃការផ្អាក ឬបន្តនោះ។ ការផ្អាកឬបន្តនោះមិនត្រូវលើសពីរយៈពេល៦ខែទេ គិតចាប់ពីកាលបរិច្ឆេទនៃពាក្យស្នើសុំផ្អាក ឬបន្តរបស់អ្នកជាប់កាតព្វកិច្ច/ភាគីដៃគូ។
- (3) នៅពេលដែលការបង់សងប្រាក់ត្រូវបានរៀបចំឡើងវិញ ក្នុងចន្លោះពេល៣ខែ ឬយូរជាងនេះ នោះឥណទានត្រូវបានចាត់ថ្នាក់ថា មានការថយចុះតម្លៃ នៅពេលដែលការមិនសងប្រាក់បានកើតឡើង លុះត្រាតែវាមិនមានបង្ហាញពីចំណុចខ្សោយណាមួយ ដែលអាចបណ្តាលឱ្យត្រូវបានចាត់ថ្នាក់ អាស្រ័យទៅតាមគោលការណ៍ចំណាត់ថ្នាក់ហានិភ័យឥណទាន។

- ក្នុងករណីដែលអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូមានឥណទានច្រើនជាមួយធនាគារ ហើយមានការអនុវត្តកាតព្វកិច្ចការសងប្រាក់គ្នា ទៅវិញទៅមក (cross default obligation applies) នោះតម្រូវឱ្យមានការប៉ាន់ស្មានសំវិធានធន ក្រោមការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយ ដែលធ្វើឱ្យមានការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយផ្សេងទៀត (ការមិនសងប្រាក់ឆ្លងគ្នា)។ ក្នុងករណីមិនមានប្លង់ដែលចែងពីសិទ្ធិ ដើម្បីទាមទារការទូទាត់សង នោះការវាយតម្លៃសំវិធានធន ចាំបាច់ត្រូវធ្វើឡើងចំពោះឥណទាន ក្នុងកម្រិតឯកត្តជនជំនួសឱ្យកម្រិតអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូជារួម។

- គណនីដែលត្រូវជម្រះចេញពីបញ្ជី។

(iii) ការវាស់វែង (ECL - លទ្ធផលវិធីសាស្ត្រ ក្នុងការសន្មត និងការប៉ាន់ស្មាន)

ECL ត្រូវបានវាស់វែងតាមមូលដ្ឋាន ១២ខែ ឬតាមមូលដ្ឋានពេញមួយអាយុកាល អាស្រ័យទៅតាមកំណើនហានិភ័យឥណទានជាសារវន្តដែលបានកើតឡើង ចាប់តាំងពីការកត់ត្រាលើកដំបូង ឬប្រសិនបើទ្រព្យសកម្មមួយត្រូវបានចាត់ទុកថា មានការថយចុះតម្លៃឥណទាន។ ECL ត្រូវបានវាយតម្លៃ និងវាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ និងមូលដ្ឋានឯកជន។

ចំពោះការវាយតម្លៃជាក្រុម សំវិធានធន ECL ត្រូវបានកំណត់ដោយធ្វើការប៉ាន់ស្មាន PD LGD និង EAD សម្រាប់ខែបន្ទាប់ក្នុងអនាគត និងសម្រាប់ផ្នែករួម។ ធាតុទាំងបីនេះត្រូវបានគុណបញ្ចូលគ្នាដើម្បីគណនា ECL សម្រាប់ឆ្នាំនីមួយៗ ក្នុងពេលអនាគត ដែលបន្ទាប់មកវាត្រូវបានធ្វើអប្បបរមាត្រឡប់ទៅវិញ នាការបរិច្ឆេទរាយការណ៍ និងត្រូវបានបូកបញ្ចូលគ្នាវិញ។ អត្រាអប្បបរមាដែលត្រូវបានប្រើ ក្នុងការគណនា ECL គឺជាអត្រាការប្រាក់មានប្រសិទ្ធភាពដំបូង ឬអត្រាដែលប្រហាក់ប្រហែល។

ចំពោះការវាយតម្លៃលក្ខណៈបុគ្គល សំវិធានធន ECL ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសមតុល្យដែលមិនទាន់ទូទាត់ ជាមួយនឹងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលរំពឹងថាត្រូវទទួលបានពីអ្នកខ្ចីប្រាក់។

PD គឺជាលទ្ធភាពដែលអតិថិជនម្នាក់មិនសងប្រាក់ ចំពោះកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ក្នុងរយៈពេល១២ខែបន្ទាប់ (PD១២ខែ) ឬក្នុងរយៈពេលពេញមួយអាយុកាលដែលនៅសល់ (PD ពេញមួយអាយុកាល) របស់កាតព្វកិច្ចនោះ។

PD ១២ខែ និងពេញមួយអាយុកាល គឺបានរំពឹងទុកពេលវេលាប្រូបាបនៃការមិនសងប្រាក់រហូតដល់១២ខែ និងពេញមួយអាយុកាលដែលនៅសល់នៃឧបករណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើលក្ខខណ្ឌដែលមានស្រាប់ នាការបរិច្ឆេទ រាយការណ៍ និងស្ថានភាពសេដ្ឋកិច្ច នាពេលអនាគតដែលប៉ះពាល់ហានិភ័យឥណទាន។

PD ត្រូវបានគេយកមកប្រើប្រាស់អត្រាការសងប្រាក់កន្លងមក ត្រូវបានកែតម្រូវចំពោះព័ត៌មាននាពេលអនាគត និងឆ្លុះបញ្ចាំងពីសមាសធាតុ portfolio បច្ចុប្បន្ន និងទិន្នន័យទីផ្សារ។

ចំពោះ portfolio គ្មានទិន្នន័យការមិនសងប្រាក់គ្រប់គ្រាន់ ប្រូកស៊ី PD នាពេលអនាគតត្រូវបានប្រើប្រាស់។

ចំនួនដែលមានហានិភ័យមិនសង (Exposure at Default)

EAD គឺជាចំនួនទឹកប្រាក់សរុបដែលធនាគារមានហានិភ័យ នៅពេលដែលអ្នកខ្ចីប្រាក់មិនសងប្រាក់ដែលនៅជំពាក់។

EAD ១២ខែ ឬ ពេញមួយអាយុកាល ត្រូវបានកំណត់អាស្រ័យទៅតាមទិន្នន័យការបង់ប្រាក់រំពឹងទុក ដែលមានភាពខុសគ្នា អាស្រ័យទៅតាមប្រភេទផលិតផល។

- ចំពោះផលិតផលដែលត្រូវដកវិលសំ និងឥណទានដែលត្រូវសងប្រាក់ទាំងស្រុង គឺអាស្រ័យទៅលើការសងប្រាក់ ក្នុងកិច្ចសន្យាដែលអ្នកខ្ចីប្រាក់នៅជំពាក់ ក្នុងរយៈពេល១២ខែ ឬ រយៈពេលផុតកំណត់ដែលនៅសល់។
- ចំពោះផលិតផលដែលអាចប្រើប្រាស់ឡើងវិញ ហានិភ័យនៃការមិនសងប្រាក់ត្រូវបានព្យាករណ៍ដោយយកសមតុល្យទឹកប្រាក់ដែលបានដក នាពេលបច្ចុប្បន្ន និងបូកបន្ថែម «កត្តាបង្វិលឥណទាន» ដែលអនុញ្ញាតដោយកម្រិតនៃការមិនសងប្រាក់ឲ្យមានការដកប្រាក់រំពឹងទុក ក្នុងកម្រិតដែលនៅសល់។

ការខាតបង់នៅពេលដែលមិនមានការសងប្រាក់ (Loss Given Default)

LGD គឺជាការរំពឹងទុករបស់ធនាគារ អំពីកំណើននៃការខាតបង់ចំពោះហានិភ័យនៃការមិនសងប្រាក់។ LGD មានភាពខុសប្លែកគ្នា អាស្រ័យទៅតាមប្រភេទភាគីដៃគូ ប្រភេទ និងអតីតភាពនៃសំណង និងទ្រព្យបញ្ចាំដែលមាន ឬការគាំទ្រឥណទានផ្សេងៗ។ LGD ត្រូវបានបង្ហាញដោយភាគរយនៃការខាតបង់ ក្នុងមួយឯកតាហានិភ័យ នាចំណុចពេលមិនសងប្រាក់ (EAD)។ LGD ត្រូវបានគណនាទាំងចំពោះរយៈពេល១២ខែ និងរយៈពេលពេញមួយអាយុកាល។ LGD គឺជាភាគរយនៃការខាតបង់ដែលរំពឹងថា ត្រូវបានបង្កើតឡើង ប្រសិនបើមានការមិនសងប្រាក់កើតឡើង លើរយៈពេលពេញមួយអាយុកាលរំពឹងទុកដែលនៅសល់របស់ឥណទាន។

ចំពោះ portfolio គ្មានទិន្នន័យការមិនសងប្រាក់គ្រប់គ្រាន់ ប្រូកស៊ី PD នាពេលអនាគតត្រូវបានប្រើប្រាស់។

ការសន្មតដែលជាមូលដ្ឋាន សម្រាប់ការគណនា ECL ត្រូវបានតាមដាន និងត្រួតពិនិត្យជាបន្តបន្ទាប់។ មិនមានការប្រែប្រួលជាសារវន្តណាមួយ ចំពោះវិធីសាស្ត្រនៃការប៉ាន់ស្មាន ឬការសន្មតជាក់លាក់ណាមួយ ត្រូវបានធ្វើឡើងក្នុង ការិយបរិច្ឆេទរបាយការណ៍នេះទេ។

(iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL

ការប៉ាន់ស្មាន ECL មានរួមបញ្ចូលនូវព័ត៌មាន នាពេលអនាគត។ ធនាគារមានធ្វើការវិភាគស្ថិតិ ដោយផ្អែកទៅតាមបទពិសោធន៍ក្នុងគ្រាមុន ដើម្បីកំណត់រកធាតុអថេរ ផ្នែកសេដ្ឋកិច្ចសំខាន់ៗ ដែលមានឥទ្ធិពលលើហានិភ័យឥណទាន និងការខាតបង់ឥណទានរំពឹងទុក សម្រាប់ portfolio នីមួយៗ។ ទំនាក់ទំនង រវាងធាតុអថេរសេដ្ឋកិច្ចទាំងនេះ ចំពោះ PD EAD និង LGD ត្រូវបានកំណត់ដោយធ្វើការវិភាគស្ថិតិត្រឡប់ថយក្រោយ ដើម្បីស្វែងយល់ពីបម្រែបម្រួលនៃផលប៉ះពាល់ដោយសារធាតុអថេរទាំងនេះដែលធ្លាប់កើតមានកន្លងមក ចំពោះអត្រានៃការមិនសងប្រាក់ និងលើសមាសធាតុរបស់ PD និង LGD។ ធាតុអថេរសេដ្ឋកិច្ចទាំងនេះ និងផលប៉ះពាល់ពាក់ព័ន្ធរបស់វាចំពោះ PD EAD និង LGD មានភាពខុសៗគ្នា ទៅតាមឧបករណ៍ហិរញ្ញវត្ថុ។ ការវិនិច្ឆ័យរបស់អ្នកជំនាញ ក៏ត្រូវបានអនុវត្ត នៅក្នុងដំណើរការនេះផងដែរ។ ការព្យាករណ៍ចំពោះធាតុអថេរសេដ្ឋកិច្ចទាំងនេះ ត្រូវបានដកស្រង់ប្រភពមកពីក្រុមអ្នកជំនាញសេដ្ឋកិច្ចរបស់ក្រុមហ៊ុនមេផ្ទាល់របស់ធនាគារ និងវិទ្យាស្ថានស្រាវជ្រាវខាងក្រៅ។

ធនាគារអនុវត្តសេណារីយ៉ូសេដ្ឋកិច្ចចំនួនបី ដើម្បីឆ្លុះបញ្ចាំងអំពីចន្លោះដែលបានឆ្លងប្រូបាបមិនលម្អៀង នៃលទ្ធផលដែលអាចកើតមានឡើង នាពេលអនាគត ក្នុងការប៉ាន់ស្មាន ECL ដូចខាងក្រោម៖

- ករណីមូលដ្ឋាន៖ បង្ហាញពី «លទ្ធផលដែលមានលទ្ធភាពកើតឡើងច្រើនបំផុត» នៃលក្ខខណ្ឌសេដ្ឋកិច្ច ក្នុងពេលអនាគត ដែលស្របជាមួយនឹងព័ត៌មានដែលធនាគារបានប្រើប្រាស់ សម្រាប់គោលបំណងផ្សេងទៀត ដូចជា ការរៀបចំថវិកា និងការត្រួតពិនិត្យ stress testing ជាដើម។
- ករណីល្អបំផុត និងករណីអាក្រក់បំផុត៖ បង្ហាញពីលទ្ធផល «ខ្ពស់បំផុត» និង «ទាបបំផុត» នៃលក្ខខណ្ឌសេដ្ឋកិច្ច ក្នុងពេលអនាគត ដែលត្រូវបានកំណត់ដោយការរួមបញ្ចូលគ្នា រវាងការវិភាគស្ថិតិ និងការវិនិច្ឆ័យរបស់អ្នកជំនាញខាងផ្នែកឥណទាន។

ការឆ្លងដែលត្រូវបានកំណត់ ចំពោះសេណារីយ៉ូសេដ្ឋកិច្ចនីមួយៗ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានដូចខាងក្រោម៖

ការឆ្លង portfolios ទាំងអស់	
មូលដ្ឋាន	៨០%
ល្អបំផុត	១០%
អាក្រក់បំផុត	១០%
	១០០%

ដោយសារនេះជាការព្យាករណ៍សេដ្ឋកិច្ច ការប៉ាន់ប្រមាណនានា និងលទ្ធភាពដែលអាចកើតមានឡើង អាចប្រឈមនឹងភាពមិនច្បាស់លាស់ ក្នុងកម្រិតណាមួយ ដូចនេះលទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។ ធនាគារយល់ឃើញថាការព្យាករណ៍ទាំងនេះ បង្ហាញពីការប៉ាន់ស្មានដ៏ល្អបំផុតរបស់ខ្លួន អំពីលទ្ធផលដែលអាចកើតមានឡើង និងបានបង្ហាញយ៉ាងសមស្រប អំពីសេណារីយ៉ូដែលអាចកើតឡើង។ ការឆ្លងសេណារីយ៉ូ ចំនួនសេណារីយ៉ូ និងការសន្មតអំពីលទ្ធផលរបស់វា ត្រូវបានវាយតម្លៃជាបន្តបន្ទាប់។

ធនាគារក៏បានកំណត់អំពីធាតុអថេរសេដ្ឋកិច្ចសំខាន់ៗ ដែលត្រូវបានអនុវត្តការប៉ាន់ស្មានភាពប្រែប្រួលចំពោះ ECL សម្រាប់ឥណទាន បុរេប្រទាន និងហិរញ្ញប្រទាន ពាក់ព័ន្ធនឹងការប្រែប្រួលធាតុអថេរសេដ្ឋកិច្ចសំខាន់ៗ ទន្ទឹមនឹងពេលដែលធាតុអថេរផ្សេងៗទៀត មិនមានការប្រែប្រួលទេ។ កត្តានៃភាពប្រែប្រួលដែលត្រូវបានយកមកប្រើប្រាស់ គឺផ្អែកទៅតាមស្តង់ដាររំពឹងទុកនៃការប្រែប្រួល ដែលត្រូវបានកំណត់ សម្រាប់ធាតុអថេរសេដ្ឋកិច្ចនីមួយៗ ដើម្បីប៉ាន់ស្មានផលប៉ះពាល់នៃ ECL ចំពោះធនាគារ។

(v) ការដាក់ហានិភ័យជាក្រុម ចំពោះ ECL ដែលត្រូវបានវាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ

ចំពោះសំវិធានធន សម្រាប់ការខាតបង់ឥណទានរំពឹងទុក ដែលយកគំរូតាមមូលដ្ឋានប្រមូលផ្តុំ ការប្រមូលផ្តុំហានិភ័យត្រូវបានធ្វើឡើងតាមមូលដ្ឋាននៃលក្ខណៈហានិភ័យជារួម ក៏ធ្វើបែបនេះហានិភ័យដែលស្ថិតនៅក្នុងក្រុមតែមួយ គឺមានភាពដូចគ្នា។

ក្នុងការដាក់ជាក្រុម តម្រូវឲ្យមានព័ត៌មានគ្រប់គ្រាន់សម្រាប់ក្រុម ដើម្បីអាចប្រមូលស្ថិតិបាន។ ប្រសិនបើមិនមានព័ត៌មានផ្ទៃក្នុងគ្រប់គ្រាន់ទេ នោះធនាគារបានពិចារណាទៅលើទិន្នន័យគោលខាងក្នុង/ខាងក្រៅបន្ថែម ដើម្បីប្រើប្រាស់សម្រាប់ការធ្វើគំរូ។

ភាពសមស្របក្នុងការដាក់ជាក្រុម ត្រូវបានតាមដាន និងត្រួតពិនិត្យ តាមមូលដ្ឋានប្រចាំការិយបរិច្ឆេទ ដោយផ្អែកហានិភ័យឥណទាន និងក្រុមគំរូ។

(vi) គោលការណ៍ជម្រះចេញពីបញ្ជី

ជាទូទៅ ការជម្រះចេញពីបញ្ជីត្រូវបានធ្វើឡើង នៅពេលដែលសកម្មភាពនានា ក្នុងការប្រមូលប្រាក់ ត្រូវបានធ្វើឡើងគ្រប់គ្រាន់យូរហើយ ឬនៅពេលដែលការប្រមូលប្រាក់បន្ថែមទៀតមិនអាចធ្វើទៅបាន ឬមិនអាចទទួលយកបានដោយភាពសមស្រប។ នៅពេលដែលឥណទាន ឬឧបករណ៍បំណុលត្រូវបានចាត់ទុកថាមិនអាចប្រមូលបាន វាត្រូវបានជម្រះចេញពីបញ្ជីក្នុងគណនីសំវិធានធន ឬគណនីថយចុះតម្លៃដែលពាក់ព័ន្ធ។ ឥណទាននោះត្រូវបានជម្រះចេញពីបញ្ជីទាំងស្រុង ឬត្រូវបានជម្រះចេញពីបញ្ជីមួយផ្នែក បន្ទាប់ពីគិតពិចារណាទៅលើតម្លៃដែលអាចលក់បានជាក់ស្តែងរបស់ទ្រព្យបញ្ចាំ (ប្រសិនបើមាន) និងនៅពេលដែលការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងយល់ឃើញថា មិនមានលទ្ធភាពក្នុងការប្រមូលប្រាក់មកវិញទេ។ ឥណទានដែលត្រូវជម្រះចេញពីបញ្ជីទាំងអស់ ត្រូវតែមានការអនុម័តដោយក្រុមប្រឹក្សាភិបាល ឬអាជ្ញាធរដែលបានទទួលសិទ្ធិ។

(vii) ការកែប្រែឥណទានឡើងវិញ

ជូនកាលធនាគារបានចរចាឡើងវិញ ឬបានកែប្រែលំហូរសាច់ប្រាក់ ក្នុងកិច្ចសន្យានៃឥណទានអតិថិជនឡើងវិញ។ នៅពេលដែលមានហេតុការណ៍នេះកើតឡើង ធនាគារវាយតម្លៃថាតើខ្លឹមសារនៃលក្ខខណ្ឌថ្មី មានភាពខុសគ្នាជាសារវន្តពីលក្ខខណ្ឌដំបូងឬទេ។ ធនាគារធ្វើបែបនេះដោយគិតពិចារណាទៅលើកត្តាផ្សេងៗ ក្នុងចំណោមកត្តាជាច្រើន ដូចខាងក្រោម៖

- ប្រសិនបើអ្នកខ្ចីប្រាក់មានផលវិបាកផ្នែកហិរញ្ញវត្ថុ ហើយការកែប្រែពិតជាអាចជួយកាត់បន្ថយលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ឲ្យនៅត្រឹមចំនួនដែលអ្នកខ្ចីប្រាក់រំពឹងថាមានលទ្ធភាពបង់ប្រាក់។
- ថាតើមានលក្ខខណ្ឌថ្មីសំខាន់ៗត្រូវបានណែនាំ ដូចជាការបែងចែកប្រាក់ចំណេញ/ផលចំណេញដែលផ្អែកលើមូលធន ដែលមានផលប៉ះពាល់ជាសារវន្តលើទិន្នន័យហានិភ័យរបស់ឥណទាននោះ។
- ការពន្យារពេលឥណទានជាក់លាក់ នៅពេលដែលអ្នកខ្ចីប្រាក់មិនមានផលវិបាកផ្នែកហិរញ្ញវត្ថុ។
- ការប្រែប្រួលអត្រាការប្រាក់ជាក់លាក់
- ការផ្លាស់ប្តូរប្រភេទរូបិយប័ណ្ណរបស់ឥណទាន
- ការដាក់បញ្ចូលទ្រព្យបញ្ចាំ ការធានាផ្សេងៗ ឬការពង្រីកទំហំឥណទាន ដែលមានផលប៉ះពាល់ជាសារវន្តលើហានិភ័យនៃឥណទាននោះ

បន្ទាប់ពីបានធ្វើការកែប្រែរួចហើយ ហានិភ័យនៃការមិនសងប្រាក់ពាក់ព័ន្ធនឹងឥណទានទាំងនេះ ត្រូវបានវាយតម្លៃនាកាលបរិច្ឆេទរបាយការណ៍ និងត្រូវបានប្រៀបធៀបជាមួយនឹងហានិភ័យ ក្រោមលក្ខខណ្ឌដើម នៅពេលកត់ត្រាដំបូង នៅពេលដែលការកែប្រែមិនមានភាពជាសារវន្ត ហើយមិនបណ្តាលឲ្យមានការឈប់កត់ត្រាឥណទានដំបូង។ ធនាគារតាមដានដំណើរការទ្រព្យសកម្មដែលបានកែប្រែជាបន្តបន្ទាប់។ ធនាគារអាចកំណត់ថា ហានិភ័យឥណទាន ត្រូវបានកែលម្អគួរឲ្យកត់សម្គាល់ បន្ទាប់ពីការរៀបចំឡើងវិញរួច ដូចនេះទ្រព្យសកម្មនោះត្រូវបានដកចេញពីដំណាក់កាលទី៣ ឬដំណាក់កាលទី២ (ECL ពេញមួយអាជ្ញាកាល) មកដំណាក់កាលទី១ (ECL ១២ខែ) វិញ។ ករណីនេះគឺសម្រាប់តែទ្រព្យសកម្មដែលមានដំណើរការល្អ ស្របទៅតាមលក្ខខណ្ឌថ្មី ក្នុងរយៈពេល៦ខែបន្តបន្ទាប់ ឬលើសពីនេះ។

(viii) ហានិភ័យក្រៅតារាងតុល្យការ

ហានិភ័យក្រៅតារាងតុល្យការមានដូចជា ហ្វាស៊ីលីពីពាណិជ្ជកម្ម និងកិច្ចសន្យាដែលមិនទាន់បានដកប្រាក់។ ធនាគារបានប្រើ Cash Conversion Factor (CCF) ផ្ទៃក្នុង ដើម្បីប៉ាន់ស្មាន EAD នៃខ្ទង់ក្រៅតារាងតុល្យការ។ ចំពោះប្រតិបត្តិការសាមញ្ញ ធនាគារបានសន្មត CCF សម្រាប់ហានិភ័យក្រៅតារាងតុល្យការ មានដូចខាងក្រោម៖

- CCF ៤០% ត្រូវបានសន្មតសម្រាប់ចំណែកដែលមិនទាន់ប្រើប្រាស់ឥណទានវិបារូបន៍ ចំណែកមិនទាន់ប្រើប្រាស់ប័ណ្ណឥណទាន និងលិខិតឥណទាន
- CCF ៧៥% ត្រូវបានសន្មតសម្រាប់វិក័យបត្រជឿទុកចិត្តបាន ដែលមិនទាន់បានដកប្រាក់ និង
- CCF ១០០% ត្រូវបានសន្មតសម្រាប់ឥណទានមានកាលកំណត់ ដែលមិនទាន់បានដកប្រាក់

(ឃ) ហានិភ័យឥណទានអតិបរមា មុនពេលវិបរម្ភសវត្ថុបញ្ចាំ ឬមុនពេលពង្រីកឥណទានផ្សេងៗ

ហានិភ័យឥណទានអតិបរមា ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានកត់ត្រា នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ គឺស្មើនឹងតម្លៃយោងរបស់វា។ ចំពោះបំណុលយថាហេតុ ហានិភ័យឥណទានអតិបរមាគឺស្មើនឹងចំនួនទឹកប្រាក់អតិបរមា ដែលធនាគារត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ដែលបានចេញផ្សាយត្រូវបានគេស្នើឲ្យបង់។ ចំពោះកិច្ចសន្យាផ្តល់ឥណទាន ហានិភ័យឥណទានអតិបរមា គឺជាចំនួនទឹកប្រាក់ទាំងស្រុងនៃហ្វាស៊ីលីពីឥណទានបានផ្តល់ឲ្យអតិថិជន ដែលមិនទាន់បានដក។ តារាងខាងក្រោមនេះ បង្ហាញពីហានិភ័យឥណទានអតិបរមា ចំពោះធនាគារ ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលអាចមានការថយចុះតម្លៃ៖

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហានិភ័យឥណទានពាក់ព័ន្ធនឹងទ្រព្យសកម្មក្នុងតារាងតុល្យការ				
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	១៤.៣៩៣.២៥៤	៥៨.៦៥២.៥១០	៨.៥៣៥.៤៦៥	៣៤.២៩៥.៤៩៩
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	៦៩៥.៦៨២.៩៤៤	២.៨៣៤.៩០៧.៩៩៧	៥៤០.៨៩៩.៨៨២	២.១៧៣.៣៣៥.៧២៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៣៥៨.១២៣	៥.៥៣៤.៣៥១	១.៣៩០.៤០៨	៥.៥៨៦.៦៥៩
	៧១១.៤៣៤.៣២១	២.៨៩៩.០៩៤.៨៥៨	៥៥០.៨២៥.៧៥៥	២.២១៣.២១៧.៨៨៤
ហានិភ័យឥណទានពាក់ព័ន្ធនឹងខ្ទង់ក្រៅតារាងតុល្យការ៖				
ធានាធនាគារ និងលិខិតឥណទាន	១៦៩.៩២២.៦៥០	៦៩២.៤៣៤.៧៩៩	៩៩.០៤៦.៥៧២	៣៩៧.៩៦៩.១២៦
ចំណែកមិនទាន់បានប្រើប្រាស់នៃឥណទានវិបារូបន៍	៥៨.២៧១.៨១៩	២៣៧.៤៥៧.៦៦២	៤៨.៨៣២.៣៦២	១៩៦.២០៨.៤៣១
ចំណែកមិនទាន់បានប្រើប្រាស់នៃប័ណ្ណឥណទាន	៨.៩៣៥.៩៣២	៣៦.៤១៣.៩២៣	៨.៣៣៧.០៧០	៣៣.៤៩៨.៣៤៧
កិច្ចសន្យាឥណទានមានកាលកំណត់	៣.៩៩០.៦២៤	១៦.២៦១.៧៩៣	២០.០៥៤.៨៧៧	៨០.៥៨០.៤៩៦
	២៤១.១២១.០២៥	៩៨២.៥៦៨.១៧៧	១៧៦.២៧០.៨៨១	៧០៨.២៥៦.៤០០
ហានិភ័យឥណទានអតិបរមាសរុប ដែលត្រូវមានការថយចុះតម្លៃ	៩៥២.៥៥៥.៣៤៦	៣.៨៨១.៦៦៣.០៣៥	៧២៧.០៩៦.៦៣៦	២.៩២១.៤៧៤.២៨៤
សំវិធានធនសម្រាប់ការខាតបង់(ECL)	(២.០៨៤.១៨៩)	(៨.៤៩៣.០៧១)	(១.៤២៨.៩៨៧)	(៥.៧៤១.៥០៩)
ហានិភ័យឥណទានសុទ្ធសរុប	៩៥០.៤៧១.១៥៧	៣.៨៧៣.១៦៩.៩៦៤	៧២៥.៦៦៧.៦៤៩	២.៩១៥.៧៣២.៧៧៥

តារាងខាងលើនេះបង្ហាញពីសេណារីយ៉ូដែលអាត្រូវបំផុតនៃហានិភ័យឥណទានរបស់ធនាគារ ដោយមិនបានគិតដល់ទ្រព្យបញ្ចាំដែលបានកាន់កាប់ និង/ឬ ការពង្រីកឥណទានផ្សេងៗទេ។ ចំពោះទ្រព្យសកម្ម ក្នុងតារាងតុល្យការហានិភ័យខាងលើ គឺផ្អែកទៅលើតម្លៃយោងដុល។ ដូចបានបង្ហាញខាងលើ ៧៣% (២០១៨ ៖ ៧៤%) នៃហានិភ័យឥណទានអតិបរមាសរុប កើតមកពីឥណទាននិងបុរេប្រទាន។ គណៈគ្រប់គ្រងជឿជាក់លើលទ្ធភាពរបស់ខ្លួន ក្នុងការបន្ត ការគ្រប់គ្រង និងរក្សាហានិភ័យឥណទានដែលកើតមកពីឥណទាន និងបុរេប្រទានរបស់ធនាគារ ឲ្យស្ថិតក្នុងកម្រិតអប្បបរមាតាមវិធីដូចខាងក្រោម៖

- ស្ទើរតែគ្រប់ឥណទាន និងបុរេប្រទានទាំងអស់ ត្រូវបានធានាដោយទ្រព្យបញ្ចាំ ហើយទ្រព្យបញ្ចាំមានតម្លៃ ក្នុងចន្លោះពី ៦០% ទៅ ៧០% នៃឥណទាន។
- ធនាគារមាននីតិវិធីវាយតម្លៃឥណទានសមស្រប មុនពេលផ្តល់ឥណទាន និងបុរេប្រទានជូនអតិថិជន។
- ៣១% នៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ គឺបានធ្វើនៅក្រុមហ៊ុនមេរបស់ខ្លួន ដែលជាធនាគារមានចំណាត់ថ្នាក់ Baa1 (២០១៨ ៖ ២៥%)។ សមតុល្យដែលនៅសល់ គឺបានធ្វើនៅធនាគារក្នុងស្រុក និងធនាគារក្រៅប្រទេស ហើយគណៈគ្រប់គ្រងបានធ្វើការវាយតម្លៃហានិភ័យសមស្រប ហើយជឿជាក់ថា ធនាគារមិនមានការខាតបង់ជាសារវន្តពីធនាគារក្នុងស្រុក និងក្រៅប្រទេសទាំងនេះទេ។

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារវាយតម្លៃគុណភាពឥណទាន នៃឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ដោយប្រើវិធីសាស្ត្រវាយតម្លៃចំណាត់ថ្នាក់ក្នុង ដែលត្រូវបានកាត់តែងឡើងយ៉ាងសមស្របជាមួយនឹងប្រភេទផលិតផល និងភាគីដៃគូផ្សេងៗគ្នា។ វិធីសាស្ត្រទាំងនេះត្រូវបានបង្កើតឡើងផ្ទៃក្នុងធនាគារ និងបានគូបផ្សំជាមួយនឹងការវិភាគស្ថិតិ រួមជាមួយនឹងការវិនិច្ឆ័យរបស់បុគ្គលិកផ្នែកឥណទាន។

ការពណ៌នាពីគុណភាពឥណទាន ត្រូវបានសង្ខេបដូចខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
ការតាមដានស្តង់ដារ	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ បង្ហាញពីសមត្ថភាពរឹងមាំ ក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។ ធនាគារតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះ ទៅតាមស្ថានភាពនៃការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់កាតព្វកិច្ច ត្រូវបានរួមបញ្ចូល នៅក្នុងការតាមដានស្តង់ដារ មាន៖ • អ្នកជាប់កាតព្វកិច្ចដែលហួសកាលកំណត់សងប្រាក់តិចជាង ១៥ថ្ងៃ ក្នុងកិច្ចសន្យាសង ប្រាក់ ចំពោះហ្វាស៊ីលីធីរយៈពេលខ្លី • អ្នកជាប់កាតព្វកិច្ចដែលហួសកាលកំណត់សងប្រាក់តិចជាង ៣០ថ្ងៃ ក្នុងកិច្ចសន្យាសង ប្រាក់ចំពោះហ្វាស៊ីលីធីរយៈពេលវែង
ការតាមដានពិសេស	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ មានសមត្ថភាពមធ្យម ក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។ ធនាគារតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះ ទៅតាមស្ថានភាពនៃការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់កាតព្វកិច្ចត្រូវបានរួមបញ្ចូលនៅក្នុងការតាមដានពិសេស មាន៖ • អ្នកជាប់កាតព្វកិច្ចដែលហួសកាលកំណត់សងប្រាក់ពី ១៥ថ្ងៃ ទៅ ៣០ថ្ងៃ ក្នុងកិច្ចសន្យាសងប្រាក់ ចំពោះហ្វាស៊ីលីធីរយៈពេលខ្លី • អ្នកជាប់កាតព្វកិច្ចដែលហួសកាលកំណត់សងប្រាក់ពី ៣០ថ្ងៃ ទៅ ៨៩ថ្ងៃ ក្នុងកិច្ចសន្យាសងប្រាក់ ចំពោះហ្វាស៊ីលីធីរយៈពេលវែង
ការមិនសងប្រាក់/ការថយចុះតម្លៃឥណទាន	អ្នកជាប់កាតព្វកិច្ចត្រូវបានវាយតម្លៃថា មានការថយចុះតម្លៃ។

គុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ត្រូវបានកំណត់ដោយផ្អែកទៅលើចំណាត់ថ្នាក់របស់ភាគីដៃគូ ដែលត្រូវបានកំណត់ថាមានតម្លៃស្មើនឹងអត្រារបស់ភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់អន្តរជាតិផ្សេងៗ ដូចខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
អធិបតេយ្យ	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលចេញដោយរដ្ឋបាលសហព័ន្ធ ឬត្រូវបានធានាដោយរដ្ឋបាលសហព័ន្ធ។
ចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអ្នកចេញផ្សាយមានលទ្ធភាពបំពេញកាតព្វកិច្ចសងបំណុល ហើយអ្នកកាន់កាប់សញ្ញាប័ណ្ណមានហានិភ័យឥណទានទាប ចំពោះការមិនសងប្រាក់។
មិនមានចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទានកម្រិតទាបនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានការប្រឈមខ្ពស់នឹងហានិភ័យនៃការមិនសងប្រាក់។
មិនមានចំណាត់ថ្នាក់	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបច្ចុប្បន្ននេះមិនមានចំណាត់ថ្នាក់ទេ អាស្រ័យដោយមិនមានគំរូចំណាត់ថ្នាក់
ថយចុះតម្លៃឥណទាន	សំដៅដល់ទ្រព្យសកម្មដែលមានការថយចុះតម្លៃ

តារាងខាងក្រោមនេះបង្ហាញពីការវិភាគហានិភ័យឥណទាន តាមដំណាក់កាល រួមជាមួយនឹងសំវិធានធន ECL ៖

២០១៩					២០១៨				
	ECL ១២ខែ	ECL ពេញមួយ អាយុកាល- មិនថយចុះតម្លៃ ឥណទាន	ECL ពេញមួយ អាយុកាល- ថយចុះតម្លៃ ឥណទាន	សរុប	ECL ១២ខែ	ECL ពេញមួយ អាយុកាល- មិនថយចុះតម្លៃ ឥណទាន	ECL ពេញមួយ អាយុកាល- ថយចុះតម្លៃ ឥណទាន	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ									
មានចំណាត់ថ្នាក់វិនិយោគ	១២.៥៩៦.៩៩៨	-		១២.៥៩៦.៩៩៨	-	-	៦.៧៤២.៨១០	៦.៧៤២.៨១០	
មិនមានចំណាត់ថ្នាក់វិនិយោគ	-	-		-	-	-	-	-	
មិនមានចំណាត់	១.៧៩៦.២៥៦	-		១.៧៩៦.២៥៦	-	-	១.៧៩២.៦៥៥	១.៧៩២.៦៥៥	
តម្លៃយោងដុល	១៤.៣៩៣.២៥៤	-		១៤.៣៩៣.២៥៤	-	-	៨.៥៣៥.៤៦៥	៨.៥៣៥.៤៦៥	
សំវិធានធនបាត់បង់ (ECL)	(៣.៧៥៧)	-		(៣.៧៥៧)	-	-	(៨.៩៧៧)	(៨.៩៧៧)	
តម្លៃយោងសុទ្ធ	១៤.៣៨៩.៤៩៧	-		១៤.៣៨៩.៤៩៧	-	-	៨.៥២៦.៤៨៨	៨.៥២៦.៤៨៨	
គិតជាពាន់រៀល	៥៨.៦៣៧.២០០	-		៥៨.៦៣៧.២០០	-	-	៣៤.២៥៩.៤២៩	៣៤.២៥៩.៤២៩	
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់									
ការតាមដានស្តង់ដារ	៦៩២.៩០២.១៤៤	-	-	៦៩២.៩០២.១៤៤	៥៣៩.៨៥៤.៨០២	-	-	៥៣៩.៨៥៤.៨០២	
ការតាមដានពិសេស	-	១.៦១៤.៩១៥	-	១.៦១៤.៩១៥	-	២០៣	-	២០៣	
ការមិនសងប្រាក់	-	-	១.១៦៥.៨៨៥	១.១៦៥.៨៨៥	-	-	១.០៤៤.៨៧៧	១.០៤៤.៨៧៧	
តម្លៃយោងដុល	៦៩២.៩០២.១៤៤	១.៦១៤.៩១៥	១.១៦៥.៨៨៥	៦៩៥.៦៨២.៩៤៤	៥៣៩.៨៥៤.៨០២	២០៣	១.០៤៤.៨៧៧	៥៤០.៨៩៩.៨៨២	
ដក៖ ការខាតឥណទានរំពឹងទុក									
	(១.៦៨០.៥២១)	(២៦.២៣៧)	(២១២.២៨០)	(១.៩១៩.០៣៨)	(១.០៩៨.០៧៩)	(៨)	(១៦៦.៥៦៩)	(១.២៦៤.៦៥៦)	
តម្លៃយោងសុទ្ធ	៦៩១.២២១.៦២៣	១.៥៨៨.៦៧៨	៩៥៣.៦០៥	៦៩៣.៧៦៣.៩០៦	៥៣៨.៧៥៦.៧២៣	១៩៥	៨៧៨.៣០៨	៥៣៩.៦៣៥.២២៦	
គិតជាពាន់រៀល	២.៨១៦.៧២៨.១១៤	៦.៤៧៣.៨៦៣	៣.៨៨៥.៩៤០	២.៨២៧.០៨៧.៩១៧	២.១៦៤.៧២៤.៥១៣	៧៨៤	៣.៥២៩.០៤២	២.១៦៨.២៥៤.៣៣៩	
ខ្ទង់ក្រៅតារាងតុល្យការ									
ការតាមដានស្តង់ដារ	២៤១.១២១.០២៥	-	-	២៤១.១២១.០២៥	១៧៦.២៧០.៨៨១	-	-	១៧៦.២៧០.៨៨១	
ការតាមដានពិសេស	-	-	-	-	-	-	-	-	
ការមិនសងប្រាក់	-	-	-	-	-	-	-	-	
តម្លៃយោងដុល	២៤១.១២១.០២៥	-	-	២៤១.១២១.០២៥	១៧៦.២៧០.៨៨១	-	-	១៧៦.២៧០.៨៨១	
ដក៖ ការខាតឥណទានរំពឹងទុក									
	(១៦១.៣៩៤)	-	-	(១៦១.៣៩៤)	(១៥៥.៣១៤)	-	-	(១៥៥.៣១៤)	
តម្លៃយោងសុទ្ធ	២៤០.៩៥៩.៦៣១	-	-	២៤០.៩៥៩.៦៣១	១៧៦.១១៥.៥៦៧	-	-	១៧៦.១១៥.៥៦៧	
គិតជាពាន់រៀល	៩៨១.៩១០.៤៩៦	-	-	៩៨១.៩១០.៤៩៦	៧០៧.៦៣២.៣៤៨	-	-	៧០៧.៦៣២.៣៤៨	

(ច) សំវិធានធនបាត់បង់

(i) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់

ដំណាក់កាលទី១ ដំណាក់កាលទី២ ដំណាក់កាលទី៣				
	ECL ១២ ខែ	ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការខាតបង់ឥណទានរំពឹងទុក				
សំវិធានធនបាត់បង់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩	១.០៩៨.០៧៩	៨	១៦៦.៥៦៩	១.២៦៤.៦៥៦
បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុ បានកត់ត្រានៅថ្ងៃទី០១ ខែមករា៖				
ផ្ទេរទៅដំណាក់កាលទី១	៨	(៨)	-	-
ផ្ទេរទៅដំណាក់កាលទី២	(៣.២៩៤)	៣.២៩៤	-	-
ផ្ទេរទៅដំណាក់កាលទី៣	(១.២២៩)	-	១.២២៩	-
ការវាស់វែងសំវិធានធនបាត់បង់ឡើងវិញសុទ្ធ (*)	(៣៣.៩៨៨)	(៧៨៤)	៧០.០០៦	៣៥.២៣៤
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	៩៣៤.១៤០	២៣.៧២៧	១២.៦៦២	៩៧០.៥២៩
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានឈប់កត់ត្រា ក្នុងអំឡុងការិយបរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(៣១៣.១៩៥)	-	(៣៨.១៨៦)	(៣៥១.៣៨១)
សំវិធានធនបាត់បង់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	១.៦៨០.៥២១	២៦.២៣៧	២១២.២៨០	១.៩១៩.០៣៨
គិតជាពាន់រៀល	៦.៨៤៨.១២៣	១០៦.៩១៦	៨៦៥.០៤១	៧.៨២០.០៨០

(*) ផលប៉ះពាល់នៃការវាស់វែង ECL ដោយសារការប្រែប្រួល EAD និង PD ក្នុងអំឡុងឆ្នាំ គឺកើតឡើងពីការដាក់បញ្ចូលព័ត៌មាន ទៅក្នុងគំរូថ្មីៗជាប្រចាំ។

ដំណាក់កាលទី១ ដំណាក់កាលទី២ ដំណាក់កាលទី៣				
	ECL ១២ ខែ	ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
តម្លៃយោងដុល				
តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩	៥៣៩.៨៥៤.៨០២	២០៣	១.០៤៤.៨៧៧	៥៤០.៨៩៩.៨៨២
បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុបានកត់ត្រានៅថ្ងៃទី០១ ខែមករា៖				
ផ្ទេរទៅដំណាក់កាលទី១	២០៣	(២០៣)	-	-
ផ្ទេរទៅដំណាក់កាលទី២	(១.៦៧២.៦៩៥)	១.៦៧២.៦៩៥	-	-
ផ្ទេរទៅដំណាក់កាលទី៣	(១៣៧.២៤៨)	-	១៣៧.២៤៨	-
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដែលត្រូវបានបង្កើតឡើង ឬបានទិញ	៣៧៦.៩០៧.២៣៨	២៣៨.២២៥	៥៥.៨១៩	៣៧៧.២០១.២៨២
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានឈប់កត់ត្រា ក្នុងអំឡុងការិយបរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(២២២.០៥០.១៥៦)	(២៩៦.០០៥)	(៧២.០៥៩)	(២២២.៤១៨.២២០)
តម្លៃយោងដុលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	៦៩២.៩០២.១៤៨	១.៦១៤.៩១៥	១.១៦៥.៨៨៥	៦៩៥.៦៨២.៩៤៨
គិតជាពាន់រៀល	២.៨២៣.៥៧៦.២៣៧	៦.៥៨០.៧៧៩	៤.៧៥០.៩៨១	២.៨៣៤.៩០៧.៩៩៧
ការខាតបង់ឥណទានរំពឹងទុក				
សំវិធានធនបាត់បង់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨	១.១០៥.៤៣៧	-	១៥៧.៤២៨	១.២៦២.៨៦៥
បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុ បានកត់ត្រា នៅថ្ងៃទី០១ ខែមករា៖				
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	(៤៤៧)	-	៤៤៧	-

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ECL ១២ ខែ	ECL ពេញមួយ អាយុកាល- មិនថយចុះ តម្លៃឥណទាន	ECL ពេញមួយ អាយុកាល- ថយចុះតម្លៃ ឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការវាស់វែង សំវិធានធនបាត់បង់ ឡើងវិញសុទ្ធ	(២៥៣.៥០២)	-	២១.០០៣	(២៣២.៤៩៩)
ទ្រព្យសកម្មហិរញ្ញវត្ថុ ថ្មីដែលត្រូវបានបង្កើត ឡើង ឬបានទិញ	៥៨៧.៧៧៧	៨	-	៥៨៧.៧៨៥
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានឈប់ កត់ត្រា ក្នុងអំឡុង ការិយបរិច្ឆេទ ក្រៅពី ជម្រះចេញពីបញ្ជី	(៣៤១.១៨៦)	-	(១២.៣០៩)	(៣៥៣.៤៩៥)
សំវិធានធនបាត់បង់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	១.០៩៨.០៧៩	៨	១៦៦.៥៦៩	១.២៦៤.៦៥៦
គិតជាពាន់រៀល	៤.៤១២.០៨១	៣២	៦៦៩.២៧៤	៥.០៨១.៣៨៧
តម្លៃយោងដុល				
តម្លៃយោងដុល នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨	៤០២.៨៨៥.៣០៣	-	៩៥៥.០២៩	៤០៣.៨៤០.៣៣២
បម្រែបម្រួល ដោយសារឧបករណ៍ ហិរញ្ញវត្ថុបានកត់ត្រា នៅថ្ងៃទី០១ ខែមករា៖				
ផ្ទេរទៅ ដំណាក់កាលទី១	-	-	-	-
ផ្ទេរទៅ ដំណាក់កាលទី២	-	-	-	-
ផ្ទេរទៅ ដំណាក់កាលទី៣	(១៧៦.៣៨៦)	-	១៧៦.៣៨៦	-
ទ្រព្យសកម្មហិរញ្ញវត្ថុ ថ្មីដែលត្រូវបានបង្កើត ឡើង ឬបានទិញ	៣១៧.៥២៦.៤៤៧	២០៣	៣៤.២៥៦	៣១៧.៥៦០.៩០៦
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានឈប់ កត់ត្រា ក្នុងអំឡុង ការិយបរិច្ឆេទ ក្រៅពី ជម្រះចេញពីបញ្ជី	(១៨០.៣៨០.៥៦២)	-	(១២០.៧៩៤)	(១៨០.៥០១.៣៥៦)
តម្លៃយោងដុល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	៥៣៩.៨៥៤.៨០២	២០៣	១.០៤៤.៨៧៧	៥៤០.៨៩៩.៨៨២
គិតជាពាន់រៀល	២.១៦៩.១៣៦.៥៩៤	៨១៦	៤.១៩៨.៣១៦	២.១៧៣.៣៣៥.៧២៦

(ii) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ECL ១២ ខែ	ECL ពេញមួយ អាយុកាល- មិនថយចុះ តម្លៃឥណទាន	ECL ពេញមួយ អាយុកាល- ថយចុះតម្លៃ ឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការខាតឥណទានរំពឹងទុក				
សំវិធានធនបាត់បង់ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩	៨.៩៧៧	-	-	៨.៩៧៧
បម្រែបម្រួល ដោយសារឧបករណ៍ ហិរញ្ញវត្ថុបានកត់ត្រា នៅថ្ងៃទី០១ ខែមករា៖				
ផ្ទេរទៅ ដំណាក់កាលទី១	-	-	-	-
ផ្ទេរទៅ ដំណាក់កាលទី២	-	-	-	-
ផ្ទេរទៅ ដំណាក់កាលទី៣	-	-	-	-
ការវាស់វែងសំវិធានធន បាត់បង់ឡើងវិញសុទ្ធ	(២.៩២៩)	-	-	(២.៩២៩)
ហានិភ័យថ្មី	៤១១	-	-	៤១១
ហានិភ័យដែលត្រូវបានឈប់ កត់ត្រា ឬហួសកាលកំណត់	(២.៧០២)	-	-	(២.៧០២)
សំវិធានធនបាត់បង់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	៣.៧៥៧	-	-	៣.៧៥៧
គិតជាពាន់រៀល	១៥.៣១០	-	-	១៥.៣១០
តម្លៃយោងដុល				
ហានិភ័យតម្លៃ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩	៨.៥៣៥.៤៦៥	-	-	៨.៥៣៥.៤៦៥
បម្រែបម្រួល ដោយសារឧបករណ៍ ហិរញ្ញវត្ថុបានកត់ត្រា នៅថ្ងៃទី០១ ខែមករា៖				
ផ្ទេរទៅ ដំណាក់កាលទី១	-	-	-	-
ផ្ទេរទៅ ដំណាក់កាលទី២	-	-	-	-
ផ្ទេរទៅ ដំណាក់កាលទី៣	-	-	-	-

ដំណាក់កាលទី១					ដំណាក់កាលទី២					ដំណាក់កាលទី៣				
					ECL ពេញមួយ អាយុកាល- មិនថយចុះ តម្លៃឥណទាន					ECL ពេញមួយ អាយុកាល- ថយចុះតម្លៃ ឥណទាន				
					ECL ១២ ខែ					សរុប				
					ដុល្លារអាមេរិក					ដុល្លារអាមេរិក				
ហានិភ័យថ្មី					៦.៩១០.២១៥	-	-	-	-	៦.៩១០.២១៥	-	-	-	-
ហានិភ័យដែលត្រូវបានឈប់ កត់ត្រា ឬហួសកាលកំណត់					(១.០៥២.៤២៦)	-	-	-	-	(១.០៥២.៤២៦)	-	-	-	-
តម្លៃយោងដុល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩					១៤.៣៣៣.២៥៤	-	-	-	-	១៤.៣៣៣.២៥៤	-	-	-	-
គិតជាពាន់រៀល					៥៨.៦៥២.៥១០	-	-	-	-	៥៨.៦៥២.៥១០	-	-	-	-
ការខាតបង់ឥណទានរំពឹងទុក														
សំវិធានធនបាត់បង់នៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៨					៧០.៦៣២	-	-	-	-	៧០.៦៣២	-	-	-	-
បម្រែបម្រួលដោយសារ ហានិភ័យ នៅថ្ងៃទី០១ ខែមករា៖														
ធ្វើទៅដំណាក់កាលទី១					-	-	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី២					-	-	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី៣					-	-	-	-	-	-	-	-	-	-
ការវាស់វែងសំវិធានធន បាត់បង់ឡើងវិញសុទ្ធ					-	-	-	-	-	-	-	-	-	-
ហានិភ័យថ្មី					៧៣៣	-	-	-	-	៧៣៣	-	-	-	-
ហានិភ័យដែលត្រូវបានឈប់ កត់ត្រា ឬហួសកាលកំណត់					(៦២.៣៨៨)	-	-	-	-	(៦២.៣៨៨)	-	-	-	-
សំវិធានធនបាត់បង់ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨					៨.៩៧៧	-	-	-	-	៨.៩៧៧	-	-	-	-
គិតជាពាន់រៀល					៣៦.០៧០	-	-	-	-	៣៦.០៧០	-	-	-	-
តម្លៃយោងដុល														
ហានិភ័យតម្លៃនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨					៥៦.៤០៨.៨១១	-	-	-	-	៥៦.៤០៨.៨១១	-	-	-	-
បម្រែបម្រួលដោយសារ ហានិភ័យ នៅថ្ងៃទី០១ ខែមករា៖														
ធ្វើទៅដំណាក់កាលទី១					-	-	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី២					-	-	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី៣					-	-	-	-	-	-	-	-	-	-
ហានិភ័យថ្មី					១.៦៤៥.១៥៤	-	-	-	-	១.៦៤៥.១៥៤	-	-	-	-
ហានិភ័យដែលត្រូវបានឈប់ កត់ត្រា ឬហួសកាលកំណត់					(៤៩.៥១៨.៥០០)	-	-	-	-	(៤៩.៥១៨.៥០០)	-	-	-	-
តម្លៃយោងដុល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨					៨.៥៣៥.៤៦៥	-	-	-	-	៨.៥៣៥.៤៦៥	-	-	-	-
គិតជាពាន់រៀល					៣៤.២៩៥.៤៩៩	-	-	-	-	៣៤.២៩៥.៤៩៩	-	-	-	-

(iii) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក-កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានា
ផ្នែកហិរញ្ញវត្ថុផ្សេងៗ

ដំណាក់កាលទី១					ដំណាក់កាលទី២					ដំណាក់កាលទី៣				
					ECL ពេញមួយ អាយុកាល- មិនថយចុះ តម្លៃឥណទាន					ECL ពេញមួយ អាយុកាល- ថយចុះតម្លៃ ឥណទាន				
					ECL ១២ ខែ					សរុប				
					ដុល្លារអាមេរិក					ដុល្លារអាមេរិក				
ការខាតបង់ឥណទាន រំពឹងទុក														
សំវិធានធនបាត់បង់នៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៩					១៥៥.៣១៤	-	-	-	-	១៥៥.៣១៤	-	-	-	-
បម្រែបម្រួលដោយសារ ហានិភ័យ នៅថ្ងៃទី០១ ខែមករា៖														
ធ្វើទៅដំណាក់កាលទី១					-	-	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី២					-	-	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី៣					-	-	-	-	-	-	-	-	-	-
ការវាស់វែងសំវិធានធន បាត់បង់ឡើងវិញសុទ្ធ					(៣.៥១៧)	-	-	-	-	(៣.៥១៧)	-	-	-	-
ហានិភ័យថ្មី					១២៧.២៨៤	-	-	-	-	១២៧.២៨៤	-	-	-	-
ហានិភ័យដែលត្រូវបានឈប់ កត់ត្រា ឬហួសកាលកំណត់					(១១៧.៦៨៧)	-	-	-	-	(១១៧.៦៨៧)	-	-	-	-
សំវិធានធនបាត់បង់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩					១៦១.៣៩៤	-	-	-	-	១៦១.៣៩៤	-	-	-	-
គិតជាពាន់រៀល					៦៥៧.៦៨១	-	-	-	-	៦៥៧.៦៨១	-	-	-	-

ដំណាក់កាលទី១		ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ECL ១២ ខែ	ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
តម្លៃយោងដុល				
ហានិភ័យតម្លៃនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩	១៧៦.២៧០.៨៨១	-	-	១៧៦.២៧០.៨៨១
បម្រែបម្រួលដោយសារហានិភ័យ នៅថ្ងៃទី០១ ខែមករា៖				
ធ្វើទៅដំណាក់កាលទី១	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-
ហានិភ័យថ្មី	១៥៧.៣៤៦.០៣២	-	-	១៥៧.៣៤៦.០៣២
ហានិភ័យដែលត្រូវបានឈប់កត់ត្រា ឬហួសកាលកំណត់ (៩២.៤៩៥.៨៨៨)		-	-	(៩២.៤៩៥.៨៨៨)
តម្លៃយោងដុលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	២៤១.១២១.០២៥	-	-	២៤១.១២១.០២៥
គិតជាពាន់រៀល	៩៨២.៥៦៨.១៧៧	-	-	៩៨២.៥៦៨.១៧៧
ការខាតបង់ឥណទានរំពឹងទុក				
សំវិធានធនបាត់បង់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨	១០៩.៨៤១	-	-	១០៩.៨៤១
បម្រែបម្រួលដោយសារហានិភ័យ នៅថ្ងៃទី០១ ខែមករា៖				
ធ្វើទៅដំណាក់កាលទី១	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-
ការវាស់វែងសំវិធានធនបាត់បង់ឡើងវិញសុទ្ធ	៥.៥០៧	-	-	៥.៥០៧
ហានិភ័យថ្មី	១០៥.៩៤៨	-	-	១០៥.៩៤៨
ហានិភ័យដែលត្រូវបានឈប់កត់ត្រា ឬហួសកាលកំណត់ (៦៥.៩៨២)		-	-	(៦៥.៩៨២)

ដំណាក់កាលទី១		ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ECL ១២ ខែ	ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សំវិធានធនបាត់បង់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨				
	១៥៥.៣១៤	-	-	១៥៥.៣១៤
គិតជាពាន់រៀល	៦២៤.០៥២	-	-	៦២៤.០៥២
តម្លៃយោងដុល				
ហានិភ័យតម្លៃនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨	១៤៤.៧៧៧.៤២៥	-	-	១៤៤.៧៧៧.៤២៥
បម្រែបម្រួលដោយសារហានិភ័យ នៅថ្ងៃទី០១ ខែមករា៖				
ធ្វើទៅដំណាក់កាលទី១	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-
ហានិភ័យថ្មី	១៣១.៩០០.៥៥៦	-	-	១៣១.៩០០.៥៥៦
ហានិភ័យដែលត្រូវបានឈប់កត់ត្រា ឬហួសកាលកំណត់ (១០០.៤០៧.១០០)		-	-	(១០០.៤០៧.១០០)
តម្លៃយោងដុលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	១៧៦.២៧០.៨៨១	-	-	១៧៦.២៧០.៨៨១
គិតជាពាន់រៀល	៧០៨.២៥៦.៤០០	-	-	៧០៨.២៥៦.៤០០

(ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន

(i) វិភាគតាមតំបន់ភូមិសាស្ត្រ

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតម្លៃយោងដុលរេបស់វា ដោយចាត់ថ្នាក់តាមតំបន់ភូមិសាស្ត្រ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ក្នុងតារាងនេះ ធនាគារបានបែងចែកហានិភ័យ ទៅតាមប្រទេសនីមួយៗ ដោយផ្អែកតាមប្រទេសនៃភាគីដៃគូរបស់ខ្លួន។

	ប្រទេសកម្ពុជា	ប្រទេសម៉ាឡេស៊ី	ប្រទេសថៃឡង់	សហរដ្ឋអាមេរិក	ប្រទេសសិង្ហបុរី	ប្រទេសឥណ្ឌូនេស៊ី	ប្រទេសផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
៣១ ធ្នូ ២០១៩								
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ	១.៨១០.៣១៨	៤.១៩៦.២៩៣	១.៧៥៧.៨៦៩	៦.៣១០.៦៦៨	៣០៥.៧០០	១២.៤០៦	-	១៤.៣៩៣.២៥៤
ឥណទាន និងបុរេប្រទានវាស់វែង តាមថ្លៃដើមដករំលស់	៦៩៥.៦៨២.៩៤៤	-	-	-	-	-	-	៦៩៥.៦៨២.៩៤៤
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.២០៩.៨៣៧	១៤១.២១៩	៣១៨	-	៣.១៥៧	-	៣.៥៩២	១.៣៥៤.១២៣
ធានាធនាគារ និងលិខិតឥណទាន	១៦៩.៩២២.៦៥០	-	-	-	-	-	-	១៦៩.៩២២.៦៥០
ចំណែកដែលមិនទាន់បានប្រើប្រាស់ នៃឥណទានវិបារូបន៍	៥៨.២៧១.៨១៩	-	-	-	-	-	-	៥៨.២៧១.៨១៩
ចំណែកដែលមិនទាន់បានប្រើប្រាស់ នៃប័ណ្ណឥណទាន	៨.៩៣៥.៩៣២	-	-	-	-	-	-	៨.៩៣៥.៩៣២
កិច្ចសន្យាឥណទានមានកាលកំណត់	៣.៩៩០.៦២៤	-	-	-	-	-	-	៣.៩៩០.៦២៤
តម្លៃយោងដុល	៩៤១.៣២៤.១២៤	៤.៣៣៧.៥១២	១.៧៧០.៩៨៩	៦.៣១០.៦៦៨	៣០៨.៨៥៧	១២.៤០៦	៣.៥៩២	៩៥៤.០៦៨.១៤៨
ដក៖ ការខាតឥណទានរំពឹងទុក	(២.០៨០.៩០៥)	(១.០៩៥)	(៤៥៩)	(១.៦៤៧)	(៨០)	(៣)	-	(២.០៨៤.១៨៩)
តម្លៃយោងសុទ្ធ	៩៣៧.៧៤៣.២១៩	៤.៣៣៦.៤១៧	១.៧៥៧.៥៣០	៦.៣០៩.០២១	៣០៨.៧៧៧	១២.៤០៣	៣.៥៩២	៩៥១.៩៨៤.១៥៩
គិតជាពាន់រៀល	៣.៨២១.៣០៣.៦១៧	១៧.៦៧០.៨៩៩	៧.១៦២.៧៤២	២៥.៧០៩.២៦១	១.២៥៨.២៦៦	៥០.៥៤២	១៤.៦៣៧	៣.៨៧៣.១៦៩.៩៦៤
៣១ ធ្នូ ២០១៨								
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ	១.៧៩៤.៥៥២	១.៨០៩.១៦០	៤៩៦.៧៦៦	៤.០៧០.០៤៤	៣៥៣.៩៥៧	១០.៩៨៦	-	៨.៥៣៥.៤៦៥
ឥណទាន និងបុរេប្រទានវាស់វែង តាមថ្លៃដើមដករំលស់	៥៤០.៨៩៩.៨៨២	-	-	-	-	-	-	៥៤០.៨៩៩.៨៨២
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.២៩៩.១៩១	៩១.២១៧	-	-	-	-	-	១.៣៩០.៤០៨
ធានាធនាគារ និងលិខិតឥណទាន	៩៩.០៤៦.៥៧២	-	-	-	-	-	-	៩៩.០៤៦.៥៧២
ចំណែកដែលមិនទាន់បានប្រើប្រាស់ នៃឥណទានវិបារូបន៍	៤៨.៨៣២.៣៦២	-	-	-	-	-	-	៤៨.៨៣២.៣៦២
ចំណែកដែលមិនទាន់បានប្រើប្រាស់ នៃប័ណ្ណឥណទាន	៨.៣៣៧.០៧០	-	-	-	-	-	-	៨.៣៣៧.០៧០
កិច្ចសន្យាឥណទានមានកាលកំណត់	២០.០៥៤.៨៧៧	-	-	-	-	-	-	២០.០៥៤.៨៧៧
តម្លៃយោងដុល	៧២០.២៦៤.៥០៦	១.៩០០.៣៧៧	៤៩៦.៧៦៦	៤.០៧០.០៤៤	៣៥៣.៩៥៧	១០.៩៨៦	-	៧២៧.០៩៦.៦៣៦
ដក៖ ការខាតឥណទានរំពឹងទុក	(១.៤២១.៨៥៧)	(១.៩០៣)	(៥២២)	(៤.២៨១)	(៣៧២)	(១២)	-	(១.៤២៨.៩៨៧)
តម្លៃយោងសុទ្ធ	៧១៨.៨៤២.៦៤៩	១.៨៩៨.៤៧៤	៤៩៦.២៤៤	៤.០៦៥.៧៦៣	៣៥៣.៥៨៥	១០.៩៧៤	-	៧២៥.៦៦៧.៦៤៩
គិតជាពាន់រៀល	២.៨៨៨.៣០៩.៧៦៣	៧.៦២៨.០៦៩	១.៩៩៣.៩០៨	១៦.៣៣៦.២៣៦	១.៤២០.៧០៥	៤៤.០៩៤	-	២.៩១៥.៧៣២.៧៧៥

(ii) វិភាគតាមប្រភេទអាជីវកម្ម

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតម្លៃយោងដុលរបស់វា ដកការថយចុះតម្លៃ ប្រសិនបើមាន ដោយចាត់ថ្នាក់តាមវិស័យអាជីវកម្មរបស់ភាគីដៃគូ។

	២០១៩					២០១៨				
	ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	ឥណទាន និងបុរេប្រទានតាមថ្លៃដើមដករំលស់	ទ្រព្យសកម្មផ្សេងៗ	ខ្ទង់ក្រៅតារាងតុល្យការ	សរុប	ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	ឥណទាន និងបុរេប្រទានតាមថ្លៃដើមដករំលស់	ទ្រព្យសកម្មផ្សេងៗ	ខ្ទង់ក្រៅតារាងតុល្យការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	១៤.៣៩៣.២៥៤	៣៥.២២៣.៣៧៧	៥៩០.០៥២	៥.០៦៤.៥៤០	៥៥.២៧១.២២៣	៨.៥៣៥.៤៦៥	១៩.៧៨៣.៩១៤	៦៩១.៨២៥	១.៩០០.០០០	៣០.៩១១.២០៤
ឥណទានទិញគេហដ្ឋាន	-	២១៩.០៥៧.៧៥៤	៦៤៥.៤១៨	៩៩៣.៣៩២	២២០.៦៩៦.៥៦៤	-	១៨៤.២៦៥.១៣៩	៥៤៥.៩៨៨	២.៤៣៩.៤០២	១៨៧.២៥០.៥២៩
លក់ដុំ និងលក់រាយ	-	១១៤.១៨០.២៩៣	-	៦២.៦០៤.៣៩២	១៧៦.៧៨៤.៦៨៥	-	៨២.៩៣៣.៣៤៣	-	៥៦.៨១៨.៣៧១	១៣៩.៧៥១.៧១៤
នាំចូល និងនាំចេញ	-	១០៥.៤៩៩.១៥៤	-	៥១.៩៩២.៤៦១	១៥៧.៤៩១.៦១៥	-	៩៥.០១០.៧៥៧	-	៤៣.៥២៤.២៣៧	១៣៨.៥៣៤.៩៩៤
ផលិតកម្ម	-	៥១.២៥០.១១៧	-	៧៤.០៧៦.៧០៣	១២៥.៣២៦.៨២០	-	៤០.៧៧៩.៦៧២	-	៣៩.៩៨០.២២៩	៨០.៧៥៩.៩០១
ហិរញ្ញវត្ថុ ធានារ៉ាប់រងអចលនទ្រព្យ និងសេវាអាជីវកម្ម	-	៣៩.៣១៩.៤៦២	-	១.២២១.៣៨៣	៤០.៥៤០.៨៤៥	-	២៧.៥៧២.៨៤៨	-	១.០២៩.២៦៥	២៨.៦០២.១១៣
សេវាមិនមែនហិរញ្ញវត្ថុផ្សេងៗ	-	៣៧.៤៥២.៩០៨	-	៩.៣៨០.៣៧៩	៤៦.៨៣៣.២៨៧	-	២២.៩៣០.០៦៩	-	៧.៨៥៤.១៦៣	៣០.៧៨៤.២៣២
សំណង់	-	៣២.៤៨៤.៧០១	-	១៧.០២០.៧០៣	៤៩.៥០៥.៤០៤	-	២៣.៧១៣.៨៣១	-	៥.៨៦៦.៤៤៧	២៩.៥៨០.២៧៨
ការដឹកជញ្ជូន ឃ្លាំងទំនិញ និងទំនាក់ទំនង	-	២២.៨៧៦.៧៣២	-	៣.៨០៣.៩៥៣	២៦.៦៨០.៦៨៥	-	១៥.៦១៩.៦៣៨	-	៣.០៧៩.៥៦៤	១៨.៦៩៩.២០២
អគ្គិសនី ប្រាស និងទឹកស្អាត	-	៧.៨១១.៩៧៧	៩.៨៧៣	១៩៧.១៩៣	៨.០១៩.០៤៣	-	៦.០៧៣.៣៣២	៩.៨៦៧	៣៤៥.៧១៣	៦.៤២៨.៩១២
កសិកម្ម	-	-	-	១.៥០០.០០០	១.៥០០.០០០	-	៤២៦.១៤៥	-	១.៥០០.០០០	១.៩២៦.១៤៥
ផ្សេងៗ	-	៣០.៥២៦.៤៦៩	១១២.៧៨០	១៣.២៦៥.៩២៦	៤៣.៩០៥.១៧៥	-	២១.៧៩១.១៩៤	១៤២.៧២៨	១១.៩៣៣.៤៩០	៣៣.៨៦៧.៤១២
តម្លៃយោងដុល	១៤.៣៩៣.២៥៤	៦៩៥.៦៨២.៩៤៤	១.៣៥៨.១២៣	២៤១.១២១.០២៥	៩៥២.៥៥៥.៣៤៦	៨.៥៣៥.៤៦៥	៥៤០.៨៩៩.៨៨២	១.៣៩០.៤០៨	១៧៦.២៧០.៨៨១	៧២៧.០៩៦.៦៣៦
ដក៖ ការខាតឥណទានរំពឹងទុក	(៣.៧៥៧)	(១.៩១៩.០៣៨)	-	(១៦១.៣៩៤)	(២.០៨៤.១៨៩)	(៨.៩៧៧)	(១.២៦៤.៦៥៦)	-	(១៥៥.៣១៤)	(១.៤២៨.៩៤៧)
តម្លៃយោងសុទ្ធ	១៤.៣៨៩.៤៩៧	៦៩៣.៧៦៣.៩០៦	១.៣៥៨.១២៣	២៤០.៩៥៩.៦៣១	៩៥០.៤៧១.១៥៧	៨.៥២៦.៤៨៨	៥៣៩.៦៣៥.២២៦	១.៣៩០.៤០៨	១៧៦.១១៥.៥៦៧	៧២៥.៦៦៧.៦៨៩
គិតជាពាន់រៀល	៥៨.៦៣៧.២០០	២.៨២៧.០៨៧.៩១៧	៥.៥៣៤.៣៥១	៩៨១.៩១០.៤៩៦	៣.៨៧៣.១៦៩.៩៦៤	៣៤.២៥៩.៤២៩	២.១៦៨.២៥៤.៣៣៩	៥.៥៨៦.៦៥៩	៧០៧.៦៣២.៣៤៨	២.៩១៥.៧៣២.៧៧៥

(ជ) ការរឹបអូសទ្រព្យបញ្ចាំ

ទ្រព្យសម្បត្តិដែលបានរឹបអូសត្រូវលក់ចេញឲ្យបានឆាប់ តាមដែលអាចធ្វើបាន។ ធនាគារមិនប្រើប្រាស់ទ្រព្យបញ្ចាំដែលបានរឹបអូស សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទេ។

ក្នុងអំឡុងដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ធនាគារមិនបានរឹបអូសទ្រព្យសម្បត្តិដែលបានដាក់ជាវត្ថុបញ្ចាំនោះទេ។

(ឈ) ការវិភាគភាពប្រែប្រួល

ធនាគារបានធ្វើការប៉ាន់ស្មានភាពប្រែប្រួល ECL លើឥណទាន បុរេប្រទាន និងហិរញ្ញប្បទាន ដោយផ្អែកទៅតាមបម្រែបម្រួលនៃធាតុអថេរសេដ្ឋកិច្ចសំខាន់ៗ។ កត្តានៃការប្រែប្រួលដែលបានប្រើ គឺការសន្មតនានា ដែលផ្អែកទៅតាមការផ្លាស់ប្តូរស្របគ្នានៃធាតុអថេរសំខាន់ៗ ដើម្បីព្យាករពីផលប៉ះពាល់ចំពោះ ECL របស់ធនាគារ។

តារាងខាងក្រោមនេះ បង្ហាញពីផលប៉ះពាល់នៃ ECL ចំពោះការប្រែប្រួលធាតុអថេរសំខាន់ៗដែលបានប្រើប្រាស់ ទន្ទឹមនឹងនេះធាតុអថេរផ្សេងៗទៀត មិនមានការប្រែប្រួលទេ។

បម្រែបម្រួល				
ផលិតផលក្នុងស្រុកសរុប				
+/-៥០%				
	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តំហរ ECL សរុប ចំពោះការប្រែប្រួលធាតុអថេរសំខាន់ៗជាវិជ្ជមាន	(៤៥.៤៨០)	(១៨៥.៣៣១)	(៣៥.៥១១)	(១៤២.៦៨៣)
កំណើន ECL សរុប ចំពោះការប្រែប្រួលធាតុអថេរសំខាន់ៗជាអវិជ្ជមាន	៤៥.៤៨០	១៨៥.៣៣១	៣៥.៥១១	១៤២.៦៨៣

៣.៤.២ ហានិភ័យទីផ្សារ

ធនាគារប្រឈមមុខនឹងហានិភ័យទីផ្សារ ជាហានិភ័យដែលធ្វើឲ្យមានការប្រែប្រួលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់ នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើង ដោយស្ថានភាពបើកចំហនៃអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់នេះប្រឈមមុខនឹងបម្រែបម្រួលទីផ្សារជាក់លាក់ និងទូទៅ ព្រមទាំងបម្រែបម្រួលអត្រាទីផ្សារ ឬតម្លៃទីផ្សារ ដូចជាអត្រាការប្រាក់ គម្លាតឥណទាន អត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធនជាដើម។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ធនាគារមិនប្រើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្តោះប្តូរអត្រាការប្រាក់ ដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួននោះទេ ប៉ុន្តែធនាគារមានកិច្ចសន្យាប្តូររូបិយប័ណ្ណនាពេលអនាគតជាមួយភាគីដៃតូច។

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ

ធនាគារធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយប្រើរូបិយវត្ថុច្រើនប្រភេទ ដែលបណ្តាលឲ្យមានហានិភ័យរូបិយប័ណ្ណផ្សេងៗ ដែលភាគច្រើនគឺទាក់ទងនឹងប្រាក់រៀល ប្រាក់អឺរ៉ូ និងប្រាក់បាតថៃ។

ហានិភ័យការប្តូររូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្ម ក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុលដែលបានកត់ត្រាជាប្តូររូបិយប័ណ្ណមួយ ដែលមិនមែនជាប្តូររូបិយប័ណ្ណគោលរបស់ធនាគារ។

គណៈគ្រប់គ្រងតាមដានហានិភ័យការប្តូររូបិយប័ណ្ណ ដោយធៀបនឹងរូបិយប័ណ្ណគោលរបស់ធនាគារ។ ប៉ុន្តែធនាគារមិនបានការពារហានិភ័យការប្តូររូបិយប័ណ្ណ ដែលកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុលដែលបានកត់ត្រាដោយប្រើកិច្ចសន្យា នាពេលអនាគតទេ។

គោលការណ៍របស់ធនាគារ គឺរក្សាហានិភ័យការប្តូររូបិយប័ណ្ណ ឲ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន និងស្ថិតក្រោមគោលការណ៍ណែនាំដែលមានស្រាប់។

តារាងខាងក្រោមនេះសង្ខេបអំពីហានិភ័យការប្តូររូបិយប័ណ្ណរបស់ធនាគារ។ ក្នុងតារាងខាងក្រោមនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារតាមតម្លៃយោងដុលររបស់វា ដោយវិភាគតាមរូបិយប័ណ្ណ និងមានតម្លៃសមមូលនឹងប្រាក់ដុល្លារអាមេរិក។

សមមូលជាប្រាក់ដុល្លារអាមេរិក										
	ដុល្លារអាមេរិក	រៀល	អឺរ៉ូ	បាត	ដុល្លារអូស្ត្រាលី	ដុល្លារសិង្ហបុរី	តោន	រឹងហ្គីត	ផ្សេងៗ	សរុប
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩										
ទ្រព្យសកម្មហិរញ្ញវត្ថុ										
សាច់ប្រាក់ក្នុងដៃ	៥៧.៣៨៨.៨៧០	២.៥១៦.៤៤៣	-	-	-	-	-	-	-	៥៩.៩០៥.៣១៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	១៨២.៩០៣.១៧២	១៦.៧៥២.៨៧៨	-	-	-	-	-	-	-	១៩៩.៦៥៦.០៥០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៧.៩១៤.៣៤៣	៧៧៥.៩៤២	២.៧១២.៦៧៩	១.៧៥៧.៤៥០	៣៥៦.៩១៧	៣០៥.៧៥៨	១៨៦.៣០៤	១០០.៩២៦	២៧៩.១៧៨	១៤.៣៨៩.៤៩៧
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	៦២៤.៣២២.០៣៤	៦៩.៤៤១.៨៧២	-	-	-	-	-	-	-	៦៩៣.៧៦៣.៩០៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.២៧៩.៤៤៤	២០.១៤១	១៧.៣៩៤	៣១៨	-	៣.១៥៧	៨.៥៨៩	២៥.៥០៨	៣.៥៧២	១.៣៩៨.១២៣
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៨៧៣.៨០៧.៨៦៣	៨៩.៥០៧.២៧៦	២.៧៣០.០៧៣	១.៧៥៧.៧៦៨	៣៥៦.៩១៧	៣០៨.៩១៥	១៩៤.៨៩៣	១២៦.៤៣៤	២៨២.៧៥០	៩៦៩.០៧២.៨៨៩
បំណុលហិរញ្ញវត្ថុ										
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ	៤១.៤៤៩.២៩២	៥២១.៣២៨	៥.៦៥៧	២.៦៦៩	-	-	-	-	-	៤១.៩៧៨.៩៤៦
ប្រាក់បញ្ញើរបស់អភិវឌ្ឍន៍	៧៨០.២៨៨.៨៦៨	៨.៤៧៨.៣៥០	១.២២២.០៥៤	៥៣.៥៤៧	៣១៣.៤៧០	៦៨.៥១៥	១៩២.១៨៤	-	១៦៦.២២៦	៧៩០.៧៨៣.២១៤
ប្រាក់កម្ចី	-	៧៤.៤៧៧.៤៦០	-	-	-	-	-	-	-	៧៤.៤៧៧.៤៦០
អនុបំណុល	៣៧.៣១៦.៤៧៩	-	-	-	-	-	-	-	-	៣៧.៣១៦.៤៧៩
បំណុលភតិសន្យា	៥.៦៣៦.០១២	-	-	-	-	-	-	-	-	៥.៦៣៦.០១២
បំណុលហិរញ្ញវត្ថុផ្សេងៗ	១៩.៨៥៧.៨២០	៣២២.៤៩២	-	១.៦០៥.៦៣៧	៣៥.៤៤៨	២៧៣.៦៥៣	២.៣១២	២៦៤.៣៤៨	១៥០.៥៦១	២២.៥១២.២៧១
បំណុលហិរញ្ញវត្ថុសរុប	៨៨៤.៥៤៨.៨៧១	៨៣.៧៩៩.៦៣០	១.២២៧.៧១១	១.៦៦១.៨៥៣	៣៤៨.៩១៨	៣៤២.១៦៨	១៩៤.៤៩៦	២៦៤.៣៤៨	៣១៦.៧៨៧	៩៧២.៧០៤.៣៨២
ស្ថានភាពសុទ្ធ	(១០.៧៤០.៦០៨)	៥.៧០៧.៦៤៦	១.៥០២.៣៦២	៩៥.៩១៥	៧.៩៩៩	(៣៣.២៥៣)	៣៩៧	(១៣៧.៩១៤)	(៣៤.០៣៧)	(៣.៦៣១.៤៩៣)
គិតជាពាន់រៀល	(៤៣.៧៦៧.៩៧៨)	២៣.២៥៨.៦៥៧	៦.១២២.១២៥	៣៩០.៨៥៤	៣២.៥៩៦	(១៣៥.៥០៦)	១.៦១៨	(៥៦២.០០០)	(១៣៨.៧០១)	(១៤.៧៩៨.៣៣៥)
ខ្ទង់ក្រៅតារាងតុល្យការ										
ធានាធនាគារ និងលិខិតឥណទាន	១៦៩.៨២៥.០៦៣	-	-	-	-	៩៧.៥៨៧	-	-	-	១៦៩.៩២២.៦៥០
ចំណែកដែលមិនទាន់បានប្រើប្រាស់នៃឥណទានវិបារូបន៍	៥៧.៣៤៦.៦៧៩	៩២៥.១៤០	-	-	-	-	-	-	-	៥៨.២៧១.៨១៩
ចំណែកដែលមិនទាន់បានប្រើប្រាស់នៃប័ណ្ណឥណទាន	៨.៩៣៥.៩៣២	-	-	-	-	-	-	-	-	៨.៩៣៥.៩៣២
កិច្ចសន្យាឥណទានមានកាលកំណត់	៣.៣៩៦.៥៦៤	៥៩៤.០៦០	-	-	-	-	-	-	-	៣.៩៩០.៦២៤
	២៣៩.៥០៤.២៣៨	១.៥១៩.២០០	-	-	-	៩៧.៥៨៧	-	-	-	២៤១.១២១.០២៥
គិតជាពាន់រៀល	៩៧៥.៩៧៩.៧៧០	៦.១៩០.៧៤០	-	-	-	៣៩៧.៦៦៧	-	-	-	៩៨២.៥៦៨.១៧៧

ការវិភាគផលប៉ះពាល់ពីការប្រែប្រួល (sensitivity analysis)

ធនាគារប្រឈមមុខនឹងហានិភ័យ ចំពោះផលប៉ះពាល់នៃការផ្លាស់ប្តូរអត្រាប្តូរប្រាក់ ចំពោះរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារ។ តារាងខាងក្រោមបង្ហាញពីរចនាសម្ព័ន្ធសំខាន់នៃហានិភ័យការប្តូររូបិយប័ណ្ណរបស់ធនាគារ៖

	២០១៩	២០១៨
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្ម/(បំណុល)		
រៀល	(១០១.៨៣៨)	៥.៤៤១.៦៦៩
អីវ៉ូ	២.០០១.៩៤៥	១៨៩.៦០៨
បាត	៣.៥៩២	(២០៩.៩៧៧)
ដុល្លារសិង្ហបុរី	៣.១៣១	(២២៩.៣២២)
ជោន	១.០៥៥	(២៣០.៨៤១)
រឹងហ្គីត	១.០២១	(១២១.៥២៦)
ដុល្លារអូស្ត្រាលី	៩៤៨	(១៣៧.០០៤)
យ៉េន	៣២៥	(១៥៦.៦៧០)
ផ្សេងៗ	៧០៧	(៨០.៣៦៤)
	១.៩១០.៨៨៦	៤.៤៦៥.៥៧៣
គិតជាពាន់រៀល	៧.៧៨៦.៨៦០	១៧.៩៤២.៦៧២

ការវិភាគអំពីផលប៉ះពាល់ចំពោះទ្រព្យសកម្ម ដែលបណ្តាលមកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណចំនួន ៣% ចំពោះប្រាក់ចំណេញ ក្រោយដកពន្ធ មានដូចខាងក្រោម៖

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កំណើន/(តំហយ)				
-៣%				
រៀល	(២.៥២០)	(១០.២៦៩)	២៩៤.៦៩១	១.១៨៤.០៦៨
អីវ៉ូ	៤៩.៥៣៣	២០១.៨៤៧	១៧.២៧២	៦៩.៣៩៩
បាត	៨៩	៣៦៣	២៧១.៧៤២	១.០៩១.៨៥៩
ដុល្លារសិង្ហបុរី	៧៧	៣១៤	១៥៨.៨៩៧	៦៣៨.៤៤៨
ជោន	២៦	១០៦	៨៩.៨៨៣	៣៦១.១៥០
រឹងហ្គីត	២៥	១០២	៩៤.៧៦០	៣៨០.៧៤៦
ដុល្លារអូស្ត្រាលី	២៣	៩៤	៨៥.១១៥	៣៤១.៩៩២
យ៉េន	៨	៣៣	៦០.៩២០	២៤៤.៧៧៧
ផ្សេងៗ	១៥	៦១	៤០.៨៨៧	១៦៤.២៨៤
	៤៧.២៧៦	១៩២.៦៥១	១.១១៤.១៦៧	៤.៤៧៦.៧២៣

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កំណើន/(តំហយ)				
+៣%				
រៀល	២.៣៧៣	៩.៦៧០	២៣.៩៣២	៩៦.១៥៩
អីវ៉ូ	(៤៦.៦៤៧)	(១៩០.០៨៧)	៧.៤៣០	២៩.៨៥៤
បាត	(៨៤)	(៣៤២)	២៦៥.៦៩៧	១.០៦៧.៥៧១
ដុល្លារសិង្ហបុរី	(៧៣)	(២៩៧)	១៦០.៣២៨	៦៤៤.១៩៨
ជោន	(២៥)	(១០២)	៩៥.៤០៤	៣៨៣.៣៣៣
រឹងហ្គីត	(២៤)	(៩៨)	៩៤.៩០៣	៣៨១.៣២០
ដុល្លារអូស្ត្រាលី	(២២)	(៩០)	៨៦.៥៤១	៣៤៧.៧២២
យ៉េន	(៨)	(៣៣)	៦៤.៦៧៣	២៥៩.៨៥៦
ផ្សេងៗ	(១៦)	(៦៥)	៤២.២៥១	១៦៩.៧៦៥
	(៤៤.៥២៦)	(១៨១.៤៤៤)	៨៤១.១៥៩	៣.៣៧៩.៧៧៨

(ខ) ហានិភ័យតម្លៃ

ធនាគារមិនប្រឈមមុខនឹងហានិភ័យតម្លៃមូលបត្រទេ ដោយសារធនាគារមិនមានការវិនិយោគ ឬរក្សាទុកការវិនិយោគ ដែលត្រូវបានចាត់ថ្នាក់ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុតាមតម្លៃសមស្របទេ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលធ្វើឲ្យមានការប្រែប្រួលលំហូរសាច់ប្រាក់ នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្រប គឺជាហានិភ័យដែលធ្វើឲ្យមានការប្រែប្រួលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ កម្រិតនៃការប្រាក់អាចកើនឡើង ដោយសារលទ្ធផលនៃការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់ នៅក្នុងករណីដែលបម្រែបម្រួលតម្លៃពីងទុកកើតឡើង។ នៅដំណាក់កាលនេះ គណៈគ្រប់គ្រង មិនមានគោលការណ៍ ដើម្បីកំណត់កម្រិតនៃភាពមិនស៊ីគ្នានៃអត្រាការប្រាក់ទេ ប៉ុន្តែគណៈគ្រប់គ្រងធ្វើការត្រួតពិនិត្យយ៉ាងទៀងទាត់ ទៅលើភាពមិនស៊ីគ្នានេះ។

តារាងខាងក្រោមនេះ សង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ នៅក្នុងតារាងនេះ ក៏រួមបញ្ចូលនូវឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារតាមតម្លៃយោង ដោយបានចាត់ថ្នាក់តាមតម្លៃក្នុងកិច្ចសន្យាដើមគ្រា ឬតាមកាលបរិច្ឆេទផុតកំណត់សង ដោយផ្អែកលើមូលដ្ឋានមួយណាដែលកើតឡើងមុន។

	១ខែ	១ខែ ទៅ ៣ខែ	៣ខែ ទៅ ១២ខែ	១ឆ្នាំ ទៅ ៥ឆ្នាំ	លើស៥ឆ្នាំ	មិនមានការប្រែប្រួល អត្រាការប្រាក់	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៥៩.៩០៥.៣១៣	៥៩.៩០៥.៣១៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល	១៨.៣២៤.៧៦៨	៣៣.៤៥៤.២៥៧	៣៨.៨៤៧.៧០០	-	-	១០៩.០២៩.៣២៥	១៩៩.៦៥៦.០៥០
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ	៧.១៦៥.៧២០	-	៥៦.២០៧	-	-	៧.១៦៧.៥៧០	១៤.៣៨៩.៤៩៧
ឥណទាន និងបុរេប្រទានវាស់វែង តាមថ្លៃដើមដករំលស់	២៧.២៩២.៤៧៤	៥០.០៨៥.៨០៤	៦៥.៦៨០.១៨៣	២១៦.៦០០.៤២៨	៣៣៤.១០៥.០១៧	-	៦៩៣.៧៦៣.៩០៦
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	១.៣៥៨.១២៣	១.៣៥៨.១២៣
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៥២.៧៨២.៩៦២	៨៣.៥៤០.០៦១	១០៤.៥៨៤.០៩០	២១៦.៦០០.៤២៨	៣៣៤.១០៥.០១៧	១៧៧.៤៦០.៣៣១	៩៦៩.០៧២.៨៨៩
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ	១.៧៤៣.៩៥៨	២៨.៨១២.៩១៦	៧.៧៩២.៩៥៣	-	-	៣.៦២៩.១១៩	៤១.៩៧៨.៩៤៦
ប្រាក់បញ្ញើរបស់អតិថិជន	៣២៦.៩២១.៧៣៤	១៣៩.៣៩៥.៥៥៧	១៨២.៨៨០.៣០៨	-	-	១៤១.៥៨៥.៦១៥	៧៩០.៧៨៣.២១៤
ប្រាក់កម្ចី	៦.១៦៨.១៨២	៣១.៤៦១.៣៧៣	៣៦.៨៤៧.៩០៥	-	-	-	៧៤.៤៧៧.៤៦០
អនុបំណុល	-	-	-	-	៣៧.៣១៦.៤៧៩	-	៣៧.៣១៦.៤៧៩
បំណុលភតិសន្យា	៩៨.០៨៩	១៩៧.១៨១	៨៨៧.៨៥៩	៣.២៥០.៤២៣	១.២០២.៤៦០	-	៥.៦៣៦.០១២
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	២២.៥១២.២៧១	២២.៥១២.២៧១
បំណុលហិរញ្ញវត្ថុសរុប	៣៣៤.៩៣១.៩៦៣	១៩៩.៨៦៧.០២៧	២២៨.៤០៩.០២៥	៣.២៥០.៤២៣	៣៨.៥១៨.៩៣៩	១៦៧.៧២៧.០០៥	៩៧២.៧០៤.៣៨២
គម្លាតតម្លៃអត្រាការប្រាក់សរុប	(២៨២.១៤៩.០០១)	(១១៦.៣២៦.៩៦៦)	(១២៣.៨២៤.៩៣៥)	២១៣.៣៥០.០០៥	២៩៥.៥៨៦.០៧៨	៩.៧៣៣.៣២៦	(៣.៦៣១.៤៩៣)
គិតជាពាន់រៀល	(១.១៤៩.៧៥៧.១៧៩)	(៤៧៤.០៣២.៣៨៦)	(៥០៤.៥៨៦.៦១០)	៨៦៩.៤០១.២៧០	១.២០៤.៥១៣.២៦៨	៣៩.៦៦៣.៣០២	(១៤.៧៩៨.៣៣៥)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៧៨.៧១៨.២៣៦	៧៨.៧១៨.២៣៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល	៣៥.៦០៩.៥៥១	៥.២៦៦.៤៣៧	៥.១១៥.១៥៧	-	-	៨១.៦៥១.៣៦៥	១២៧.៦៤២.៥១០
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ	៥.៥៦៦.៥៤០	-	៧០.០៩០	-	-	២.៨៨៩.៨៥៨	៨.៥២៦.៤៨៨
ឥណទាន និងបុរេប្រទានវាស់វែង តាមថ្លៃដើមដករំលស់	៨.៦១៤.៤១៥	៣៥.៥៥៨.៩៦០	៧៦.៦០៥.០៥៩	១៦៦.៣៨៧.៨៥៩	២៥២.៤៦៨.៩៣៣	-	៥៣៩.៦៣៥.២២៦
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	១.៣៩០.៤០៨	១.៣៩០.៤០៨
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៤៩.៧៩០.៥០៦	៤០.៨២៥.៣៩៧	៨១.៧៩០.៣០៦	១៦៦.៣៨៧.៨៥៩	២៥២.៤៦៨.៩៣៣	១៦៤.៦៥៨.៨៦៧	៧៥៥.៩១២.៨៦៨
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ	៨.៣៧៥.៣៥៦	៩.០៨៧.៩៩៧	៦.៧២០.៤៣២	-	-	៤.៩១៧.១៨២	២៩.១០០.៩៦៧
ប្រាក់បញ្ញើរបស់អតិថិជន	៣៥៣.៧៤០.៥៦២	១០៤.៧៤៤.៨៤៤	១៣២.៨១៩.៨១២	-	-	៩៣.១៩៣.៦៤៥	៦៨៤.៤៩៨.៨៦៣
ប្រាក់កម្ចី	-	៥.២២០.៧៩៦	៥.០១៧.៦៦២	-	-	-	១០.២៣៨.៤៥៨
អនុបំណុល	-	-	-	-	៧.០៦៨.៤៦៦	-	៧.០៦៨.៤៦៦
បំណុលភតិសន្យា	១០២.៩៤៣	១៦៥.៩៩១	៧៦៤.២០២	៣.០៣២.២៨៩	១.៦៥០.៧៩១	-	៥.៧១៦.២១៦
បំណុលផ្សេងៗ	-	-	-	-	-	១៨.៤៧៧.១៨៦	១៨.៤៧៧.១៨៦
បំណុលហិរញ្ញវត្ថុសរុប	៣៦២.២១៨.៨៦១	១១៩.២១៩.៦២៨	១៤៥.៣២២.១០៨	៣.០៣២.២៨៩	៨.៧១៩.២៥៧	១១៦.៥៨៨.០១៣	៧៥៥.១០០.១៥៦
គម្លាតតម្លៃអត្រាការប្រាក់សរុប	(៣១២.៤២៨.៣៥៥)	(៧៨.៣៩៤.២៣១)	(៦៣.៥៣១.៨០២)	១៦៣.៣៥៥.៥៧០	២៤៣.៧៤៩.៦៧៦	៤៨.០៦១.៨៥៤	៨១២.៧១២
គិតជាពាន់រៀល	(១.២៥៥.៣៣៧.១៣០)	(៣១៤.៩៨៨.០២០)	(២៥៥.២៧០.៧៨០)	៦៥៦.៣៦២.៦៨០	៩៧៩.៣៨៦.១៩៨	១៩៣.១១២.៥៣១	៣.២៦៥.៤៧៩

ការវិភាគភាពប្រែប្រួលនៃអត្រាការប្រាក់ បង្ហាញពីផលប៉ះពាល់លើចំណេញក្រោយបង់ពន្ធ និងមូលធននៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់អថេរ និងទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់ថេរ វាស់វែងតាមតម្លៃសមស្រប។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលមានការប្រាក់របស់ធនាគារ ត្រូវបានចុះកិច្ចសន្យា ក្រោមអត្រាការប្រាក់ថេរ។ ដូចនេះ ធនាគារមិនមានហានិភ័យ ចំពោះការផ្លាស់ប្តូរអត្រាការប្រាក់ ក្នុងពេលអនាគតទេ។

៣៤.៣ ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់ តាមកាលកំណត់សង ចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាមិនមានលទ្ធភាពបំពេញ មូលនិធិវិញបាន នៅពេលដែលបានដកមកប្រើប្រាស់រួចហើយ។ ផលវិបាកនេះ អាចបណ្តាលឲ្យធនាគារមិនអាចបំពេញកាតព្វកិច្ចសងប្រាក់ ទៅអ្នកធ្វើប្រាក់ និងកង្វះសាច់ប្រាក់ ដើម្បីឲ្យអតិថិជនខ្ចី។

(ក) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

គណៈគ្រប់គ្រងតាមដានសាច់ប្រាក់ងាយស្រួល ក្នុងតារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យបំណុលដែលមានកាលកំណត់។ ការត្រួតពិនិត្យ និងការធ្វើរបាយការណ៍ ត្រូវបានធ្វើឡើង ក្នុងទម្រង់ជាការត្រួតពិនិត្យលើស្ថានភាពសាច់ប្រាក់ប្រចាំថ្ងៃ ហើយនិងរៀបចំគម្រោង សម្រាប់ថ្ងៃបន្ទាប់ ប្រចាំសប្តាហ៍ និងប្រចាំខែជាលំដាប់ ដោយសារវាជារយៈពេលគន្លឹះ ក្នុងការគ្រប់គ្រងសាច់ប្រាក់ ងាយស្រួល។ គណៈគ្រប់គ្រងតាមដាន អំពីបម្រែបម្រួលនៃអ្នកធ្វើប្រាក់សំខាន់ៗ និងគម្រោងនៃការដកសាច់ប្រាក់របស់ពួកគេ។

(ខ) ដំណើរការរកប្រភពទុន

ប្រភពសាច់ប្រាក់ងាយស្រួលចម្បងរបស់ធនាគារបានមកពីដើមទុនបានបង់របស់ភាគទុនិក ប្រាក់កម្ចី អនុបំណុល និងប្រាក់បញ្ញើរបស់ធនាគារ និងអតិថិជន។ គណៈគ្រប់គ្រងត្រួតពិនិត្យប្រភពសាច់ ប្រាក់ងាយស្រួលប្រចាំថ្ងៃយ៉ាងទៀងទាត់ តាមរយៈការត្រួតពិនិត្យលើកាលកំណត់នៃប្រាក់បញ្ញើមានកាលកំណត់ និងអ្នកធ្វើប្រាក់សំខាន់ៗ។

(គ) លំហូរសាច់ប្រាក់មិននិស្សន្ទ (Non-derivative cash flow)

តារាងខាងក្រោមនេះ បង្ហាញពីលំហូរសាច់ប្រាក់ត្រូវបង់ ក្រោមបំណុលហិរញ្ញវត្ថុមិននិស្សន្ទ (non-derivative financial liabilities) ដោយផ្អែកតាមកាលកំណត់លើកិច្ចសន្យាដែលនៅសល់ នាកាលបរិច្ឆេទតារាងតុល្យការ។ ចំនួនទឹកប្រាក់ដែលបានលាតត្រដាង នៅក្នុងតារាងនេះ គឺជាលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលមិនធ្វើអប្បបរមា ដោយឡែកធនាគារគ្រប់គ្រងហានិភ័យសាច់ប្រាក់ ងាយស្រួលដែលភ្ជាប់ជាមួយ ដោយផ្អែកតាមលំហូរសាច់ប្រាក់រំពឹងទុកដែលមិនធ្វើអប្បបរមា។

	១ខែ	១ខែ ទៅ ៣ខែ	៣ខែ ទៅ ១២ខែ	១ឆ្នាំ ទៅ ៥ឆ្នាំ	លើស៥ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	៥៩.៩០៥.៣១៣	-	-	-	-	៥៩.៩០៥.៣១៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	១២៧.៣៥៩.៣០៧	៣៣.៥០៣.៤៣៣	៣៨.៩៧៨.៣៤៧	-	-	១៩៩.៨៤១.០៨៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	១៤.៣៣៣.៥៦០	-	៥៦.៧៧៧	-	-	១៤.៣៩០.៣៣៧
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមផករំលស់	៤៣.៣១៦.៩២៧	៧២.៦៦៤.៦២៨	១៦១.២៩១.៩៧២	៣៨២.៦៩៤.៩៤៧	២១១.៣៩០.៩១៧	៨៧១.៣៥៩.៣៩១
ទ្រព្យសកម្មផ្សេងៗ	៥០០.៣៤៤	១.០២៦	១៧៧.២៤៨	៣២៣.៦៤២	៣៥៥.៨៦៣	១.៣៥៨.១២៣
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២៤៥.៤១៥.៤៥១	១០៦.១៦៩.០៨៧	២០០.៥០៤.៣៤៤	៣៨៣.០១៨.៥៨៩	២១១.៧៤៦.៧៨០	១.១៤៦.៨៥៤.២៥១
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ	៥.៣៧៣.០៧៦	២៨.៩៧៥.២៨៦	៧.៧៩២.៩៥៣	-	-	៤២.១៤១.៣១៥
ប្រាក់បញ្ញើរបស់អតិថិជន	៤៦៨.៥២៥.៨៨០	១៤០.១១២.៨៦៩	១៨៧.៣៨១.២៣០	-	-	៧៩៦.០១៩.៩៧៩
ប្រាក់កម្ចី	៦.១៧៥.១៧៤	៣១.៦៣៥.២៣៣	៣៧.៣៣៩.៤៨៦	-	-	៧៥.១៤៩.៨៩៣
អនុបំណុល	-	៤០៥.០០០	១.០៨០.០០០	៥.៩៤០.០០០	៤៣.២៦០.៤២៥	៥០.៦៨៥.៤២៥
បំណុលភតិសន្យា	៩៨.០៨៩	១៩៧.១៨១	៨៨៧.៨៥៩	៣.២៥០.៤២៣	១.២០២.៤៦០	៥.៦៣៦.០១២
បំណុលហិរញ្ញវត្ថុផ្សេងៗ	២០.២៩៥.១២៧	៧៥៨.៤៤៨	១.៤៥៨.៦៩៦	-	-	២២.៥១២.២៧១
បំណុលហិរញ្ញវត្ថុសរុប	៥០០.៤៦៧.៣៤៦	២០២.០៨៤.០១៧	២៣៥.៩៤០.២២៤	៩.១៩០.៤២៣	៤៤.៤៦២.៨៨៥	៩៩២.១៤៤.៨៩៥
ទ្រព្យសកម្មហិរញ្ញវត្ថុ/(បំណុល)សរុប						
គិតជាពាន់រៀល	(២៥៥.០៥១.៨៩៥)	(៩៥.៩១៤.៩៣០)	(៣៥.៤៣៥.៨៨០)	៣៧៣.៨២៨.១៦៦	១៦៧.២៨៣.៨៩៥	១៥៤.៧០៩.៣៥៦
ខ្ទង់ត្រូវតារាងតុល្យការ						
ធានាធនាគារ និងលិខិតឥណទាន	២២.៥៤៨.៤៥៩	៥៦.៤៥៧.៥៥១	៨៩.៣៩៥.៣៥៦	១.៥២១.២៨៤	-	១៦៩.៩២២.៦៥០
ចំណែកដែលមិនទាន់បានប្រើប្រាស់នៃឥណទានវិបារូបន៍	៥៨.២៧១.៨១៩	-	-	-	-	៥៨.២៧១.៨១៩
ចំណែកដែលមិនទាន់បានប្រើប្រាស់នៃប័ណ្ណឥណទាន	៨.៩៣៥.៩៣២	-	-	-	-	៨.៩៣៥.៩៣២
កិច្ចសន្យាឥណទានមានកាលកំណត់	-	-	-	៣.៩៩០.៦២៤	-	៣.៩៩០.៦២៤
	៨៩.៧៥៦.២១០	៥៦.៤៥៧.៥៥១	៨៩.៣៩៥.៣៥៦	៥.៥១១.៩០៨	-	២៤១.១២១.០២៥
គិតជាពាន់រៀល	៣៦៥.៧៥៦.៥៥៦	២៣០.០៦៤.៥២០	៣៦៤.២៨៦.០៧៦	២២.៤៦១.០២៥	-	៩៨២.៥៦៨.១៧៧

	១ខែ	១ខែ ទៅ ៣ខែ	៣ខែ ទៅ ១២ខែ	១ឆ្នាំ ទៅ ៥ឆ្នាំ	លើស៥ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	៧៨.៧១៨.២៣៦	-	-	-	-	៧៨.៧១៨.២៣៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	១១៧.២៦៣.៥១០	៥.២៧៧.៧០៨	៥.១៥៧.៦៣០	-	-	១២៧.៦៩៨.៨៤៨
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៨.៤៥៦.៧៣២	-	៧១.៨០២	-	-	៨.៥២៨.៥៣៤
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	២០.៨២២.៤៧៦	៥០.៧៧៧.១៣៥	១៤២.៦៥០.៨៤៥	១៣០.២១៤.៨៨៦	៣១៤.៣៦៣.៨១៨	៦៥៨.៨២៩.១៦០
ទ្រព្យសកម្មផ្សេងៗ	៦០០.៦០៨	-	១៦៥.១៥៨	៣៧១.៧៧៩	២៥២.៨៦៣	១.៣៩០.៤០៨
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២២៥.៨៦១.៥៦២	៥៦.០៥៤.៨៤៣	១៤៨.០៤៥.៤៣៥	១៣០.៥៨៦.៦៦៥	៣១៤.៦១៦.៦៨១	៨៧៥.១៦៥.១៨៦
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ	១៣.២៩៧.២៣៦	៩.១១៥.៩៩៧	៦.៨៧៦.៣៨៩	-	-	២៩.២៨៩.៦២២
ប្រាក់បញ្ញើរបស់អតិថិជន	៤៤៦.៩៩៣.៨៨១	១០៥.៣២២.៦៣៦	១៣៥.៩៤៤.៩៨១	-	-	៦៨៨.២៦១.៤៩៨
ប្រាក់កម្ចី	-	៥.២៥៦.២៤៣	៥.១២៩.៩១៦	-	-	១០.៣៨៦.១៥៩
អនុបំណុល	-	១០៥.០០០	១០៥.០០០	៨៤០.០០០	៧.៤២១.៧២៦	៨.៤៧១.៧២៦
បំណុលភកិសន្យា	១០២.៩៤៣	១៦៥.៩៩១	៧៦៤.២០២	៣.០៣២.២៨៩	១.៦៥០.៧៩១	៥.៧១៦.២១៦
បំណុលហិរញ្ញវត្ថុផ្សេងៗ	១៧.០៥៥.២៥០	១៩១.១៧៧	១.២៣០.២៥៩	-	-	១៨.៤៧៧.១៨៦
បំណុលហិរញ្ញវត្ថុសរុប	៤៧៧.៤៤៩.៣១០	១២០.១៥៧.៥៤៤	១៥០.០៥០.៧៤៧	៣.៨៧២.២៨៩	៩.០៧២.៥១៧	៧៦០.៦០២.៤០៧
ទ្រព្យសកម្មហិរញ្ញវត្ថុ/(បំណុល) សរុប						
	(២៥១.៥៨៧.៧៤៨)	(៦៤.១០២.៧០១)	(២.០០៥.៣១២)	១២៦.៧១៤.៣៧៦	៣០៥.៥៤៤.១៦៤	១១៤.៥៦២.៧៧៩
គិតជាពាន់រៀល	(១.០១០.៨៧៩.៥៧១)	(២៥៧.៥៦៤.៦៥៣)	(៨.០៥៧.៣៤៤)	៥០៩.១៣៨.៣៦៣	១.២២៧.៦៧៦.៤៥១	៤៦០.៣១៣.២៤៦
ខ្ទង់ក្រៅតារាងតុល្យការ						
ធានាធនាគារ និងលិខិតឥណទាន	១៤.២៣៤.៤៥៣	៣២.០៩៦.៩៨១	៥០.៦៥៦.១៥៤	៤.០៩៦.៦២៩	២០០.០០០	១០១.២៨៤.២១៧
ចំណែកដែលមិនទាន់បានប្រើប្រាស់នៃឥណទានវិបារូបន៍	៤៨.៨៣២.៣៦២	-	-	-	-	៤៨.៨៣២.៣៦២
ចំណែកដែលមិនទាន់បានប្រើប្រាស់នៃប័ណ្ណឥណទាន	៨.៣៣៧.០៧០	-	-	-	-	៨.៣៣៧.០៧០
កិច្ចសន្យាឥណទានមានកាលកំណត់	-	-	១.៥៥៨.៩៨៤	១៦.២៥៨.២៤៨	-	១៧.៨១៧.២៣២
	៧១.៤០៣.៨៨៥	៣២.០៩៦.៩៨១	៥២.២១៥.១៣៨	២០.៣៥៤.៨៧៧	២០០.០០០	១៧៦.២៧០.៨៨១
គិតជាពាន់រៀល	២៨៦.៩០០.៨១០	១២៨.៩៦៥.៦៧០	២០៩.៨០០.៤២៤	៨១.៧៨៥.៨៩៦	៨០៣.៦០០	៧០៨.២៥៦.៤០០

៣.៤.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

(ក) ឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប

ធនាគារមិនមានឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របទេ។

(ខ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសមស្រប ផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

(i) ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល និងធនាគារផ្សេងៗ

តម្លៃយោងនៃប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល និងធនាគារផ្សេងៗ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើន គឺជាគណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។

(ii) ឥណទាន និងបុរេប្រទានអតិថិជន

ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់ នៅសល់តិចជាង១ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់ នៅសល់១ឆ្នាំ ឬលើសពី១ឆ្នាំ តម្លៃសមស្របត្រូវបានប៉ាន់ស្មាន ដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ស្មាន នាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាន នាពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទាន មានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថា មានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសមស្របនៃឥណទាន និងបុរេប្រទានអតិថិជនរយៈពេលវែង អាចមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា នាកាលបរិច្ឆេទរាយការណ៍។

(iii) ប្រាក់បញ្ញើរបស់ធនាគារ និងអតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន ដែលមានកាលកំណត់តិចជាង ១ ឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារប្រាក់បញ្ញើទាំងនេះមានរយៈពេលខ្លី។ តម្លៃសមស្រប នៃប្រាក់បញ្ញើរបស់ធនាគារ និងអតិថិជន ដែលមានកាលកំណត់ លើសពី១ឆ្នាំ ត្រូវបានគេរំពឹងថា មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារធនាគារបានផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នា ទៅនឹងឧបករណ៍ដែលមានកាលកំណត់ និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

តម្លៃសមស្របប៉ាន់ស្មាននៃប្រាក់បញ្ញើដែលមិនមានកាលកំណត់ រាប់ទាំងប្រាក់បញ្ញើដែលគ្មានការប្រាក់ ប្រាក់បញ្ញើដែលអាចដកបានតាមតម្រូវការ គឺជាចំនួនទឹកប្រាក់ដែលត្រូវសងនាកាលបរិច្ឆេទរាយការណ៍។

(iv) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថា មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ។

(v) ប្រាក់កម្ចី និងអនុបំណុល

ប្រាក់កម្ចី និងអនុបំណុល មិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយតម្លៃសមស្របរបស់វាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

៣៤.៥ ការគ្រប់គ្រងដើមទុន

- គោលដៅរបស់ធនាគារ ក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង «មូលធន» ដែលបានបង្ហាញនៅលើតារាងតុល្យការ។ ការគ្រប់គ្រងដើមទុន មានដូចខាងក្រោម៖
- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារកណ្តាល
 - ការពារលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីឲ្យធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងដល់ភាគីផ្សេងៗដែលពាក់ព័ន្ធនឹងធនាគារ និង
 - រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម

ធនាគារកណ្តាលតម្រូវឲ្យធនាគារពាណិជ្ជទាំងអស់ត្រូវ៖ (i) រក្សាដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារយ៉ាងហោចណាស់ឲ្យស្មើនឹងដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាតសាធនភាព អនុបាតសាច់ប្រាក់ងាយស្រួល។

តារាងខាងក្រោមនេះ សង្ខេបអំពីសមាសធាតុដើមទុនតាមច្បាប់៖

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ដើមទុនថ្នាក់ទី១				
ដើមទុន	៧៥.០០០.០០០	៣០៥.៦២៥.០០០	៧៥.០០០.០០០	៣០១.៣៥០.០០០
ខាតបង្គរ	៣៣.៩៥៧.៣៧៥	១៣៧.៣៧២.៩០៦	១៧.០៩៨.១៥៧	៦៩.០៥៩.៣៥៥
ដក៖ ទ្រព្យសកម្មអរូបី	(១.៣៧៦.២២៧)	(៥.៦០៨.១២៥)	(៦១៦.៩៧៦)	(២.៤៧៩.០១០)
ដក៖ ឥណទានផ្តល់ឲ្យភាគីពាក់ព័ន្ធ	(១.០៨២.០៦៤)	(៣.៥៦៤.៤៣៩)	(១.០៩៦.៦៣៩)	(៤.៤០៦.២៩៦)
	១០៦.៤៩៩.០៨៤	៤៣៣.៨២៥.៣៤២	៩០.៣៨៤.៥៤២	៣៦៣.៥២៤.០៤៩
ដើមទុនថ្នាក់ទី២-ដើមទុនបន្ថែម				
សំវិធានធនទូទៅ	៨.៣៥៥.៧៨៨	៣៤.០៤៩.៨៣៦	៦.៣៧៣.២៩៦	២៥.៦០៧.៩០៣
អនុបំណុល	៣៧.០០០.០០០	១៥០.៧៧៥.០០០	៧.០០០.០០០	២៨.១២៦.០០០
	៤៥.៣៥៥.៧៨៨	១៨៤.៨២៤.៨៣៦	១៣.៣៧៣.២៩៦	៥៣.៧៣៣.៩០៣
	១៥១.៨៥៤.៨៧២	៦១៨.៦៥០.១៧៨	១០៣.៧៥៧.៨៣៨	៤១៧.២៥៧.៩៥២

៣៥. ព្រឹត្តិការណ៍កើតឡើងបន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍

វីរុស novel coronavirus (COVID-19) ដែលត្រូវបានប្រកាសថាជាជំងឺឆ្លងរាតត្បាត បានឆ្លងរាលដាលមកដល់ប្រទេសកម្ពុជា នៅចុងខែមករា ឆ្នាំ២០២០។ ចាប់តាំងពីពេលនោះមក ប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងហានិភ័យជាបន្តបន្ទាប់នៃការរីករាលដាលថ្នាក់ជាតិនៃវីរុសនេះបន្ថែមទៀត ដែលកំពុងបណ្តាលឲ្យមានការរាំងស្ទះដល់សកម្មភាព អាជីវកម្ម និងសេដ្ឋកិច្ច។ ធនាគារបានចាត់ទុកថាជំងឺឆ្លងរាតត្បាតនេះ គឺជាព្រឹត្តិការណ៍ដែលមិនតម្រូវឲ្យមាននិយ័តកម្ម ដោយសារវាជាព្រឹត្តិការណ៍ដែលបានកើតឡើង ក្រោយកាលបរិច្ឆេទតារាងតុល្យការ។ ដោយសារស្ថានភាពនេះកំពុងតែវិវត្តទៅយ៉ាងឆាប់រហ័ស គណៈគ្រប់គ្រងយល់ឃើញថា ធនាគារមិនអាចប៉ាន់ស្មានអំពីទំហំតួលេខនៃផលប៉ះពាល់ដែលអាចកើតឡើងបណ្តាលមកពីជំងឺឆ្លងរាតត្បាតនេះ ចំពោះធនាគារបានទេ។ ផលប៉ះពាល់នៃជំងឺឆ្លងរាតត្បាតនេះ ចំពោះការព្យាករ ម៉ាក្រូសេដ្ឋកិច្ច នឹងត្រូវបានបញ្ចូលទៅក្នុងការប៉ាន់ស្មានសំវិធានធនតាម CIFRS ១ សម្រាប់ការខាតឥណទានរំពឹងទុក របស់ធនាគារក្នុងឆ្នាំ ២០២០។

ព័ត៌មានហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា

របាយការណ៍ក្រុមប្រឹក្សាភិបាល

ខ្ញុំបាទជាអភិបាលប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី និងជាហត្ថលេខី សូមអះអាងថា តាមមតិយោបល់របស់ខ្ញុំបាទ ព័ត៌មានហិរញ្ញវត្ថុបន្ថែម ដែលបានភ្ជាប់មកជាមួយនេះរួមមានការលាតត្រដាងព័ត៌មាន ទៅតាមតម្រូវការនៃប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ត្រូវបានរៀបចំឡើង និងឆ្លុះបញ្ចាំងត្រឹមត្រូវ អំពីព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ព័ត៌មានហិរញ្ញវត្ថុ និងទិន្នន័យទាំងនេះ គឺជាការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងធនាគារ។ ព័ត៌មានហិរញ្ញវត្ថុបន្ថែមនេះ មានសង្គតិភាពជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ ហើយព័ត៌មានហិរញ្ញវត្ថុនេះដែរ មិនមានការរាយការណ៍ខុសជាសារវន្តទេ។

ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។



លោក ប៊ុន យ៉ែន

អភិបាលប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ព័ត៌មានហិរញ្ញវត្ថុនេះ មិនមែនជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មទេ។

១. អនុបាតក្របខណ្ឌសន្និធិយភាព ប្រកាសលេខ ធ៧-០១៥-៣៤៩ ប្រ.ក.

ធនាគារត្រូវអនុវត្តការគណនាអនុបាតក្របខណ្ឌសន្និធិយភាព ស្របតាមគំរូរបាយការណ៍ថ្មី ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ជាដំណាក់កាលរហូតបំពេញបានទាំងស្រុង នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ ធនាគារត្រូវរក្សាជាប្រចាំ នូវបរិមាណទ្រព្យសកម្មសន្និធិយ ដែលអាចទទួលយក បានគ្រប់គ្រាន់ (eligible liquid assets) ដើម្បីឱ្យកម្រិតអនុបាត ដែលបានកំណត់ស្របទៅតាម ពេលវេលា ដូចខាងក្រោម៖

ចាប់អនុវត្ត	០១ កញ្ញា ២០១៦	០១ កញ្ញា ២០១៧	០១ កញ្ញា ២០១៨	០១ មិថុនា ២០១៩	០១ មករា ២០២០
អនុបាត អប្បបរមា	៦០%	៧០%	៨០%	៩០%	១០០%

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ធនាគារមានអនុបាតក្របខណ្ឌសន្និធិយ ១១២,៧៨%។ ការគណនាអនុបាតក្របខណ្ឌសន្និធិយ ត្រូវបានលម្អិតនៅក្នុងតារាង១។

២. កាតព្វកិច្ចដើមទុនអប្បបរមា ប្រកាសលេខ ធ៧-០១៦-១១៧ប្រ.ក.

ប្រកាសរបស់ធនាគារកណ្តាលលេខ ធ៧-០១៦-១១៧ប្រ.ក. ស្តីពីដើមទុនចុះបញ្ជីអប្បបរមា របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តម្រូវឱ្យធនាគារពាណិជ្ជបង្កើតឡើង ក្រោមរូបភាពជាសាខា ធនាគារបរទេស ដែលមានធនាគារមេមានចំណាត់ថ្នាក់វិនិយោគ ដោយភ្នាក់ងារចាត់ថ្នាក់ឯករាជ្យ អន្តរជាតិ ត្រូវមានដើមទុនចុះបញ្ជីអប្បបរមាស្មើនឹង ២០០ ពាន់លានរៀល (ឬ ៥០លានដុល្លារអាមេរិក) ហើយធនាគារពាណិជ្ជ ដែលបង្កើតឡើងក្រោមរូបភាពជាក្រុមហ៊ុនក្នុងស្រុក ឬជាបុត្រសម្ព័ន្ធរបស់ ធនាគារបរទេស ត្រូវមានដើមទុនចុះបញ្ជីអប្បបរមាស្មើនឹង ៣០០ពាន់លានរៀល (ឬ ៧៥លាន ដុល្លារអាមេរិក) ក្នុងរយៈពេលពីរឆ្នាំ ចាប់ពីថ្ងៃចុះហត្ថលេខាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នេះតទៅ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ធនាគារមានដើមទុនបានបង់ចំនួន ៧៥.០០០.០០០ ដុល្លារ អាមេរិក ដែលបានបំពេញតាមកាតព្វកិច្ចដើមទុនអប្បបរមារួចហើយ។

៣. មូលនិធិផ្ទាល់សុទ្ធ ប្រកាសលេខ ធ៧-០១០-១៨២ប្រ.ក.

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ មានចំនួន ១៥១.៨៥៤.៨៧២ ដុល្លារអាមេរិក ដូចគណនាក្នុង តារាង២។

ធនាគារទាំងឡាយត្រូវរក្សាមូលនិធិផ្ទាល់សុទ្ធរបស់ខ្លួន យ៉ាងហោចណាស់ស្មើនឹងដើមទុន អប្បបរមា។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មូលនិធិផ្ទាល់របស់ធនាគារ ដែលមានចំនួន ១៥១.៨៥៤.៨៧២ ដុល្លារអាមេរិក គឺខ្ពស់ជាងចំនួន ៧៦.៨៥៤.៨៧២ ដុល្លារអាមេរិក បើធៀបទៅនឹងដើមទុនអប្បបរមាចំនួន ៧៥.០០០.០០០ ដុល្លារអាមេរិក។

ការគណនាមូលនិធិផ្ទាល់សុទ្ធ ត្រូវបានលម្អិតនៅក្នុង តារាង២។

៤. អនុបាតសាធនភាព ប្រកាសលេខ ធ៧-០០-៤៦ប្រ.ក. ប្រកាសលេខ ធ៧-០៤-២០៦ប្រ.ក. និងប្រកាសលេខ ធ៧-០៧-១៣៥ប្រ.ក

ធនាគារត្រូវបានតម្រូវឱ្យរក្សាអនុបាតសាធនភាព យ៉ាងហោចណាស់ ១៥%។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ អនុបាតសាធនភាពរបស់ធនាគារមានចំនួន ១៩.៥៤% ដែលគណនាដោយយកមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារជាភាគរយនៃទ្រព្យសកម្ម ដែលឆ្លងហានិភ័យ និងខ្ទង់ក្រៅតារាងតុល្យការ។

ការគណនាអនុបាតសាធនភាព ត្រូវបានលម្អិតនៅក្នុង តារាង៣។

៥. ប្រតិបត្តិការរូបិយប័ណ្ណបរទេស ប្រកាសលេខ ធ៧-០០-៥០ប្រ.ក.

ធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងរក្សាបញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក។ ហេតុនេះរូបិយប័ណ្ណទាំងអស់ក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានចាត់ទុកជារូបិយប័ណ្ណបរទេស។

ខ្ទង់តារាងតុល្យការ

អនុលោមតាមប្រកាសលេខ ធ៧-០០-៥០ប្រ.ក. គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ រាល់ ទ្រព្យសកម្ម និងបំណុលរបស់ធនាគារទាំងអស់ជារូបិយប័ណ្ណបរទេស ត្រូវបានកត់ត្រាប្តូរ ដោយ ប្រើអត្រាប្តូរប្រាក់ នាដំណាច់ឆ្នាំ។

ខ្ទង់ក្រៅតារាងតុល្យការ

ធនាគារត្រូវបានតម្រូវឱ្យកត់ត្រាក្នុងខ្ទង់ក្រៅតារាងតុល្យការ នូវកិច្ចសន្យាទាក់ទងនឹងទ្រព្យ សម្បត្តិ និងបរិក្ខារ ដែលកើតពីការទិញ និងលក់រូបិយប័ណ្ណបរទេស ទាក់ទងនឹងប្រតិបត្តិការដល់ដៃ (ដែលមានរយៈពេល២ថ្ងៃ) និងប្រតិបត្តិការប្តូររូបិយប័ណ្ណមានកាលកំណត់។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ធនាគារមានកិច្ចសន្យាប្រភេទនេះ សម្រាប់ប្រតិបត្តិការ ប្តូររូបិយប័ណ្ណ នាពេលអនាគត ហើយធនាគារបានអនុវត្ត ស្របតាមប្រកាសនេះ។

៦. ស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណបរទេស ប្រកាសលេខ ធ៧-០៧-១៣៤ប្រ.ក.

អនុលោមតាមលក្ខខណ្ឌនៃប្រកាសនេះ ធនាគារត្រូវបានតម្រូវឱ្យរក្សាស្ថានភាពចំហសុទ្ធ នៃរូបិយប័ណ្ណបរទេសមួយណាក៏ដោយ ឬស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណបរទេសទាំងអស់ ទោះក្នុងស្ថានភាពវែងឬខ្លីក៏ដោយ មិនត្រូវឱ្យលើស ២០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ ឡើយ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ធនាគារមិនមានស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណបរទេស ដែលលើស ២០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ ដូចបានលម្អិតក្នុងតារាង៥។

៧. ការធ្វើចំណាត់ថ្នាក់ និងសំវិធានធនហ្វូស៊ីលីធី ហិរញ្ញវត្ថុបាត់បង់

ប្រកាសលេខ ៨៧-០១៧-៣៤៤ប្រ.ក និងសភាចរណ៍លេខ ៨៧-០១៨-០០១ ស.វ.ណ.ច គោលការណ៍ ក្នុងការធ្វើចំណាត់ថ្នាក់ហ្វូស៊ីលីធីហិរញ្ញវត្ថុ និងសំវិធានធនរបស់ធនាគារ គឺអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារកណ្តាល។ ចំនួនសំវិធានធនសម្រាប់ការខាតបង់ ដែលបណ្តាលមកពីការថយចុះតម្លៃរបស់ហ្វូស៊ីលីធីហិរញ្ញវត្ថុ ដែលបានកំណត់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ គឺអនុលោមទៅតាមតម្រូវការនៃប្រកាសនេះ។

សេចក្តីលម្អិតអំពីការគណនាសំវិធានធនហ្វូស៊ីលីធីឥណទាន ដើម្បីអនុលោមតាមតម្រូវការរបស់ធនាគារកណ្តាល ត្រូវបានបង្ហាញនៅក្នុង តារាង៤។

៨. ហានិភ័យឥណទានធំៗ ប្រកាសលេខ ៨៧-០៦-២២៦ប្រ.ក.

តាមលក្ខខណ្ឌនៃប្រកាសនេះ ធនាគារត្រូវបានតម្រូវឲ្យរក្សាគ្រប់ពេលវេលា នូវអនុបាតអតិបរមា ២០% រវាងហានិភ័យសរុប ដែលចេញពីប្រតិបត្តិការ ជាមួយនឹងអ្នកទទួលផលឯកត្តជននីមួយៗ និងមូលនិធិផ្ទាល់សុទ្ធ ហើយត្រូវរក្សាហានិភ័យឥណទានធំៗមិនត្រូវឲ្យលើសពី៣០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារឡើយ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ធនាគារមានហានិភ័យឥណទានធំ ជាមួយនឹងអ្នកទទួលផលឯកត្តជន ដែលលើសពី២០% ប៉ុន្តែទាបជាង៣០០% ដែលជាចំនួនសរុបនៃហានិភ័យឥណទានធំរបស់ឯកត្តជន ធៀបនឹងមូលនិធិផ្ទាល់សុទ្ធ ដូចបានគណនាក្នុងតារាង២។ ធនាគារបានទទួលការអនុម័តពីធនាគារកណ្តាល នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ចំពោះហានិភ័យឥណទានធំនេះ។

ចំពោះហានិភ័យឥណទានធំៗធៀបនឹងមូលនិធិផ្ទាល់សុទ្ធ សូមយោងទៅ តារាង៧ អនុបាតទី២០ នៃការគណនាអនុបាតផ្សេងៗ។

៩. ឥណទានភាគីពាក់ព័ន្ធ ប្រកាសលេខ ៨៧-០២-១៤៦ប្រ.ក.

ធនាគារមិនត្រូវបានអនុញ្ញាតឲ្យផ្តល់ឥណទាន ដល់ភាគីពាក់ព័ន្ធ លើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ហានិភ័យឥណទានភាគីពាក់ព័ន្ធមិនលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធទេ ដូចបានគណនាក្នុងតារាង២។

ចំពោះឥណទានភាគីពាក់ព័ន្ធចៀបនឹងមូលនិធិផ្ទាល់សុទ្ធ សូមយោងទៅតារាង៧ អនុបាតទី១៩ នៃការគណនា អនុបាតផ្សេងៗ។

១០. អចលនទ្រព្យ ប្រកាសលេខ ៨៧-០១-១៨៦ប្រ.ក.

អចលនទ្រព្យ ដែលធ្វើលទ្ធកម្មដោយធនាគារ សម្រាប់គោលដៅប្រតិបត្តិការត្រូវរក្សាមិនឲ្យលើស៣០% នៃមូលនិធិផ្ទាល់សុទ្ធសរុបរបស់ធនាគារ ដូចបានកំណត់ក្នុងប្រកាសលេខ ៨៧-០១០-១៨២ប្រ.ក. ឡើយ។ អចលនទ្រព្យដែលមិនមានទំនាក់ទំនងផ្ទាល់ជាមួយនឹងប្រតិបត្តិការរបស់ធនាគារ ត្រូវលក់ចេញមិនឲ្យលើសរយៈពេលមួយឆ្នាំ ក្រោយកាលបរិច្ឆេទ ដែលអចលនទ្រព្យនោះបានក្លាយជាទ្រព្យសម្បត្តិរបស់ធនាគារ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ អចលនទ្រព្យរបស់ធនាគារ ដែលមានចំនួន ៤.៣២៣.៥១១ ដុល្លារអាមេរិក (រួមទាំងទ្រព្យសកម្មអរូបី ដែលមានទឹកប្រាក់ចំនួន ១.៣៧៦.២២៧ ដុល្លារអាមេរិក) សមមូលនឹង ២,៨៥% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

១១. ការទូទាត់សងជាមុន នូវប្រាក់ថ្លៃជួល និងភតិសន្យា ប្រកាសលេខ ៨៧-០៤-០៣៧ប្រ.ក.

ធនាគារកណ្តាលបានចេញប្រកាសលេខ ៨៧-០៤-០៣៧ប្រ.ក. នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០០៤ ដែលបានចែងថា ធនាគារទាំងឡាយត្រូវបានអនុញ្ញាតឲ្យជួលទ្រព្យសម្បត្តិបាន ប្រសិនបើទ្រព្យសម្បត្តិនោះ ទាក់ទងដោយផ្ទាល់នឹងប្រតិបត្តិការរបស់ធនាគារ។ ជាងនេះទៅទៀត ប្រកាសនេះបានចែងថា ការបង់មុនលើការជួល ឬភតិសន្យា មិនត្រូវលើសពី១ឆ្នាំនៃរយៈពេលជួលទេ។ លើសពីនេះទៅទៀត ការជួលដែលធ្វើឡើងជាមួយភាគីពាក់ព័ន្ធ ត្រូវបានតម្រូវឲ្យរាយការណ៍ក្រោមផ្នែកឥណទាន និងបុរេប្រទានភាគីពាក់ព័ន្ធ នៅក្នុងប្រតិទិនប្រចាំត្រីមាសរបស់ធនាគារ អំពីសមតុល្យ និងប្រតិបត្តិការភាគីពាក់ព័ន្ធ ដែលត្រូវដាក់ជូនធនាគារកណ្តាល។ ប្រសិនបើធនាគារមានការបង់មុន លើការជួលឬភតិសន្យាលើសពី១ឆ្នាំ ធនាគារគួរតែអនុវត្ត ស្របតាមបទប្បញ្ញត្តិនៃប្រកាសនេះ ក្នុងរយៈពេល៦ខែ បន្ទាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០០៤ ហើយការបង់មុនលើការជួល ឬ ភតិសន្យាដែលបានបង់លើសពីមួយឆ្នាំ ត្រូវកាត់បន្ថយ ក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ការជួលផ្សេងៗរបស់ធនាគារ គឺសម្រាប់បម្រើក្នុងប្រតិបត្តិការអាជីវកម្ម ហើយការបង់មុនចំពោះការជួល មិនលើសពីថ្លៃឈ្នួលក្នុងមួយឆ្នាំទេ។

១២. ការកំណត់ទ្រនាប់ដើមទុន របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

ប្រកាសលេខ៨៧-០១៨-០៦៨ ប្រ.ក. ធនាគារកណ្តាលបានចេញប្រកាសលេខ ៨៧-០១៨-០៦៨ប្រ.ក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលមានគោលដៅ ដូចខាងក្រោម ៖

- ពង្រឹងមូលដ្ឋានដើមទុន សម្រាប់បំពេញការខាតបង់នានា ដែលអាចកើតឡើងពីហានិភ័យរបស់គ្រឹះស្ថាន
- បង្ការការធ្លាក់ចុះដើមទុនមិនឲ្យទាបជាងកម្រិតដើមទុនអប្បបរមា និង
- កាត់បន្ថយហានិភ័យ ដែលបណ្តាលមកពីទំនាក់ទំនង រវាងវិស័យហិរញ្ញវត្ថុ និងវដ្តសេដ្ឋកិច្ច (Pro-cyclicality)

ធនាគារត្រូវមានទ្រនាប់ដើមទុនខនស៊ីវិលីស ចំនួន ១,២៥% ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ និងចំនួន ២,៥% ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ បន្ថែមពីលើដើមទុនអប្បបរមា ថ្នាក់ទី១។

ការបែងចែកប្រាក់ចំណេញប្រចាំឆ្នាំត្រូវបានហាមឃាត់ នៅពេលដែលអនុបាតដើមទុនថ្នាក់ទី១ (MCR1) របស់គ្រឹះស្ថាន ស្ថិតនៅក្រោមចតុភាគនៃទ្រនាប់ដើមទុនខនស៊ីវិលីស ដូចមានចែងនៅក្នុងប្រការ ១១ នៃប្រកាសនេះ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ទ្រនាប់ដើមទុនខនស៊ីវិលីសរបស់ធនាគារមានចំនួន ១២,០៤% គឺមានចំនួនលើសពីតម្រូវការទ្រនាប់ដើមទុនខនស៊ីវិលីស ចំនួន ២,៥% រួចហើយ។ សូមយោងទៅ តារាង ៦ ចំពោះព័ត៌មានលម្អិត។

តារាង១ អនុបាតក្របខណ្ឌសន្ទនីយភាព

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ដុល្លារអាមេរិក				ចំនួនទឹកប្រាក់មិនទាន់ថ្លឹង			ចំនួនទឹកប្រាក់ក្រោយថ្លឹង			សរុប
ទ្រព្យសកម្ម				រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេងៗ	រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេងៗ	
ទ្រព្យសកម្មសន្ទនីយ (HQLA)	១.១១	១	សាច់ប្រាក់ និងកាសក្នុងដៃ	២.៥១៦.៤៤៣	៥៧.៣៨៨.៨៧០	-	២.៥១៦.៤៤៣	៥៧.៣៨៨.៨៧០	-	៥៩.៩០៥.៣១៣
	១.១២	១	អតិរេកប្រាក់បម្រុងកាតព្វកិច្ចនៅធនាគារជាតិ នៃកម្ពុជា				-	-	-	-
	១.១៣	១	ប្រាក់បម្រុងកាតព្វកិច្ចជាប្រាក់រៀលនៅធនាគារជាតិនៃកម្ពុជា	១.៩២៤.១៨៤			១.៩២៤.១៨៤	-	-	១.៩២៤.១៨៤
	១.១៤	០.៧	ប្រាក់បម្រុងកាតព្វកិច្ចជាប្រាក់ដុល្លារអាមេរិក នៅធនាគារជាតិនៃកម្ពុជា		១០៥.១០២.០០០		-	៧៣.៥៧១.៤០០	-	៧៣.៥៧១.៤០០
	១.១៥	១	សមតុល្យប្រាក់បញ្ញើ នៅធនាគារជាតិនៃកម្ពុជា លើកលែងតមណីទូទាត់ និងតមណីប្រាក់ធានាលើដើមទុន	១៦.២៥៣.៨២៤	៨៧.៥៥៧.៨៩៦	-	១៦.២៥៣.៨២៤	៨៧.៥៥៧.៨៩៦	-	១០៣.៨១១.៧២០
	១.១៦	១	មូលបត្រអាចជួញដូរបាន (និងប្រភេទមូលបត្រផ្សេងទៀត) ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា	-	-	-	-	-	-	-
	១.១៧	១	តម្លៃទីផ្សារនៃមូលបត្របំណុលអាចជួញដូរបានមិនជាប់កាតព្វកិច្ចរបស់ ឬធានាដោយស្ថាប័នអធិបតេយ្យ និងធនាគារកណ្តាល ដែលមានចំណាត់ថ្នាក់ AAA ទៅ AA- និងធនាគារ សម្រាប់ការទូទាត់អន្តរជាតិ មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារកណ្តាលនៃសហគមន៍អឺរ៉ុប សហភាពអឺរ៉ុប និងធនាគារអភិវឌ្ឍន៍ ដែលមានចំណាត់ថ្នាក់ AAA	-	-	-	-	-	-	-
សរុប ១ = ផលបូក (១.១១ ដល់ ១.១៧)				២០.៦៩៤.៤៥១	២៥០.០៤៨.៧៦៦	-	២០.៦៩៤.៤៥១	២១៨.៥១៨.១៦៦	-	២៣៩.២១២.៦១៧
ទ្រព្យសកម្មសន្ទនីយផ្សេងទៀត (OLA)	១.២១	០.៨៥	តម្លៃទីផ្សារនៃមូលបត្របំណុលអាចជួញដូរបានមិនជាប់កាតព្វកិច្ចរបស់ ឬធានាដោយស្ថាប័នអធិបតេយ្យ និងធនាគារកណ្តាល ដែលមានចំណាត់ថ្នាក់ A+ ទៅ A-	-	-	-	-	-	-	-
	១.២២	០.៨៥	តម្លៃទីផ្សារនៃមូលបត្របំណុលអាចជួញដូរបានមិនជាប់កាតព្វកិច្ចរបស់ ឬធានាដោយ សហគ្រាស/អង្គភាពសាធារណៈ ធនាគារអភិវឌ្ឍន៍ ដែលពុំបានបូកបញ្ចូលនៅក្នុង ១.១៧ ដែលមានចំណាត់ថ្នាក់ខ្ពស់ជាង ឬ ស្មើ A-	-	-	-	-	-	-	-
	១.២៣	០.៨៥	មូលបត្របំណុលអាចជួញដូរបានមិនជាប់កាតព្វកិច្ច ដែលអាចទទួលយកបាន (រួមទាំងផលបត្រពាណិជ្ជកម្ម) និង Covered Bonds ដែលមានចំណាត់ថ្នាក់ខ្ពស់ជាង ឬ ស្មើ AA-	-	-	-	-	-	-	-
	១.២៤	០.៧៥	មាស			១៧.៣៧១	-	-	១៣.០២៨	១៣.០២៨
	សរុប ២ = អប្បបរមា នៃ [OLA ; 40% (HQLA+OLA)]				-	-	៦.៩៤៨	-	-	៥.២១១
ទ្រព្យសកម្មសរុប				សរុប ៣ = សរុប ១ + សរុប ២			សរុប ៤ = សរុប ១ + សរុប ២ + សរុប ៣			
				២០.៦៩៤.៤៥១	២៥០.០៤៨.៧៦៦	៦.៩៤៨	២០.៦៩៤.៤៥១	២១៨.៥១៨.១៦៦	៥.២១១	២៣៩.២១៧.៨២៨

ដុល្លារអាមេរិក	ចំនួនទឹកប្រាក់មិនទាន់ប្តឹង			ចំនួនទឹកប្រាក់ក្រោយប្តឹង			សរុប			
	រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេងៗ	រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេងៗ				
លំហូរចេញសុទ្ធនៃសាច់ប្រាក់ដែលរំពឹងទុក = លំហូរចេញនៃសាច់ប្រាក់ដែលរំពឹងទុក - លំហូរចូលនៃសាច់ប្រាក់ដែលរំពឹងទុក										
លំហូរចេញ	លំហូរចេញ									
	លំហូរចេញនៃប្រាក់បញ្ញើវាយ (មិនគិតពីទំហំទឹកប្រាក់) និងប្រាក់បញ្ញើ របស់សហគ្រាសខ្នាតតូចនិងមធ្យម (តិចជាង ឬ ស្មើ ១០០.០០០ ដុល្លារអាមេរិក ឬ សមមូល)									
	២.១១	០.០៥	ប្រាក់បញ្ញើមានស្ថិរភាព	-	-	-	-	-		
	២.១២	០.១៥	ប្រាក់បញ្ញើមិនសូវមានស្ថិរភាព	៥.៨៣៧.០៣០	៥៦៣.២១១.៤៦៤	១.២២៥.៣៣០	៨៧៥.៥៥៥	៨៤.៤៨១.៧២០	១៨៣.៨០០	៨៥.៥៤១.០៧៥
	ប្រភពទុនដុំមិនមានការធានា									
	២.២១	០.២៥	ប្រាក់បញ្ញើប្រតិបត្តិការ (ប្រភពទុនមិនមានការធានា ដែលបានពីសេវាកម្មទូទាត់រក្សាទុក និងគ្រប់គ្រងសាច់ប្រាក់)		២៥.៦៨៨.៤១៦		-	៦.៤២២.១០៤	-	៦.៤២២.១០៤
	២.២២	០.៤	ប្រាក់បញ្ញើមិនមែនប្រតិបត្តិការ ពីក្រុមហ៊ុនមិនមែនហិរញ្ញវត្ថុ ដែលមិនត្រូវវាយការណ៍ក្នុង ២.១១ ដល់ ២.១២	២.៦៤១.៣២០	២១៦.៩២៥.៦៨៨	៧៩០.៦៦៦	១.០៥៦.៥២៨	៨៦.៧៧០.២៧៥	៣១៦.២៦៦	៨៨.១៤៣.០៦៩
	២.២៣	០.៤	ប្រាក់បញ្ញើមិនមែនប្រតិបត្តិការ ពីស្ថាប័នអធិបតេយ្យ ធនាគារកណ្តាល និងសហគ្រាស/អង្គភាពសាធារណៈ				-	-	-	-
	២.២៤	១	ប្រាក់បញ្ញើមិនមែនប្រតិបត្តិការ ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ (ដូចមានចែងក្នុងឧបសម្ព័ន្ធ ២)	៥២១.៦៧៧	៤.៨៧៧.៨៦៧	៨.៣២៥	៥២១.៦៧៧	៤.៨៧៧.៨៦៧	៨.៣២៥	៥.៤០៧.៨៦៩
	២.២៥	១	ប្រាក់បញ្ញើមិនមែនប្រតិបត្តិការ ពីនីតិបុគ្គលផ្សេងទៀត	-	-	-	-	-	-	-
	២.២៦	១	ប្រភពទុនដុំមិនមានការធានាផ្សេងទៀតរួមទាំងមូលបត្របំណុល	-	-	-	-	-	-	-
	ប្រភពទុនមានការធានា									
	២.៣១	០	ប្រតិបត្តិការប្រភពទុនធានាដោយទ្រព្យសកម្មសន្ទនីយ ដែលមានគុណភាពខ្ពស់	៦.១៦៨.១៨២	-	-	-	-	-	-
	២.៣២	០.១៥	ប្រតិបត្តិការប្រភពទុនធានាដោយទ្រព្យសកម្មសន្ទនីយផ្សេងទៀតក្រៅពីមាស	-	-	-	-	-	-	-
	២.៣៣	០.២៥	ប្រតិបត្តិការប្រភពទុនធានាដោយមាស	-	-	-	-	-	-	-
	២.៣៤	១	ប្រតិបត្តិការប្រភពទុន ដែលមានការធានាផ្សេងទៀត	-	-	-	-	-	-	-
	តម្រូវការសន្ទនីយភាពទាក់ទងនឹងប្រតិបត្តិការឧបករណ៍និស្សន្ទ និងប្រតិបត្តិការផ្សេងទៀត									
	២.៤១	១	ឧបករណ៍និស្សន្ទត្រូវសង	-	-	-	-	-	-	-
	២.៤២	១	លំហូរចេញពីបម្រែបម្រួលតម្លៃទីផ្សារនៃទ្រព្យធានា លើឧបករណ៍និស្សន្ទ	-	-	-	-	-	-	-
	២.៤៣	១	លំហូរចេញនៃសាច់ប្រាក់ពីប្រតិបត្តិការឧបករណ៍និស្សន្ទផ្សេងទៀត	-	-	-	-	-	-	-

ដុល្លារអាមេរិក		ចំនួនទឹកប្រាក់មិនទាន់ថ្លឹង			ចំនួនទឹកប្រាក់ក្រោយថ្លឹង			សរុប	
		រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេងៗ	រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេងៗ		
លំហូរចេញសុទ្ធនៃសាច់ប្រាក់ដែលរំពឹងទុក = លំហូរចេញនៃសាច់ប្រាក់ដែលរំពឹងទុក - លំហូរចូលនៃសាច់ប្រាក់ដែលរំពឹងទុក									
លំហូរ សាច់ប្រាក់ ចេញ	លំហូរចេញ								
	កិច្ចសន្យា								
	សមតុល្យមិនទាន់ប្រើប្រាស់នៃកិច្ចសន្យា ឥណទាន និងសន្ធិយភាព								
	ចំពោះអតិថិជនរាយ និងសហគ្រាសខ្នាតតូច និងមធ្យម								
	២.៥១	0.0៥	កិច្ចសន្យាឥណទាន	-	៩.៨៣២.៤៩៥	-	-	៤៩១.៦២៥	
	២.៥២	0.0៥	កិច្ចសន្យាសន្ធិយភាព	-	-	-	-	-	
	ចំពោះក្រុមហ៊ុនមិនមែនហិរញ្ញវត្ថុស្ថាប័ន អធិបតេយ្យ និងធនាគារកណ្តាល								
	២.៥៣	0.១	កិច្ចសន្យាឥណទាន	១.៥១៩.២០០	១៦៦.៧០៦.៨៤៥	-	១៥១.៩២០	១៦.៦៧០.៦៨៥	
	២.៥៤	0.៣	កិច្ចសន្យាសន្ធិយភាព	-	-	-	-	-	
	ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (ដូចមានចែងក្នុងឧបសម្ព័ន្ធ ២)								
	២.៥៥	0.៤	កិច្ចសន្យាឥណទាន	-	-	-	-	-	
	២.៥៦	0.៤	កិច្ចសន្យាសន្ធិយភាព	-	-	-	-	-	
	គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត								
	២.៥៧	0.៤	កិច្ចសន្យាឥណទាន	-	-	-	-	-	
	២.៥៨	១	កិច្ចសន្យាសន្ធិយភាព	-	-	-	-	-	
	នីតិបុគ្គលផ្សេងទៀត								
	២.៥៩	១	កិច្ចសន្យាឥណទាន	-	-	-	-	-	
	២.៦០	១	កិច្ចសន្យាសន្ធិយភាព	-	-	-	-	-	
	កាតព្វកិច្ចផ្តល់ទុនយថាហេតុផ្សេងៗ (មានកិច្ចសន្យា និងគ្មានកិច្ចសន្យា)								
	កិច្ចសន្យាសន្ធិយភាព និងឥណទាន ដែលអាចបដិសេធបានដោយគ្មាន								
	២.៧១	0.១	លក្ខខណ្ឌ	-	៣៥.១៩៧.៤៥៤	-	-	៣.៥១៩.៧៤៥	
	កាតព្វកិច្ចទាក់ទងនឹងហិរញ្ញប្បទាន ពាណិជ្ជកម្ម (រាយការណ៍ចំនួនជាមធ្យម នៃលំហូរចេញសុទ្ធនៃសាច់ប្រាក់ប្រចាំខែ ក្នុងអំឡុងពេល ១២ខែចុងក្រោយ)								
	២.៧២	១		-	២៧.១៦៨.២៨៣	-	-	២៧.១៦៨.២៨៣	
	ការធានា និងលិខិតឥណទាន ក្រៅពី កាតព្វកិច្ចទាក់ទងនឹងហិរញ្ញប្បទាន ពាណិជ្ជកម្ម (រាយការណ៍ចំនួនជាមធ្យម នៃលំហូរចេញសុទ្ធនៃសាច់ប្រាក់ក្នុង អំឡុងពេល ១២ខែចុងក្រោយ)								
	២.៧៣	0.៥		-	-	-	-	-	
	២.៨១	១	លំហូរចេញនៃសាច់ប្រាក់តាម ការសន្យាផ្សេងទៀត	-	៧៥.០៤៥	-	-	៧៥.០៤៥	
	សរុប ៤ = ផលបូក (២.១១ ដល់ ២.៨១)								
			១៦.៦៨៧.៤០៩	១.០៤៩.៦៨៣.៥៥៧	២.០២៤.៣២១	២.៦០៥.៦៨០	២៣០.៤៧៧.៣៤៩	៥០៨.៣៩១	២៣៣.៥៩១.៤២០

ដុល្លារអាមេរិក		ចំនួនទឹកប្រាក់មិនទាន់ថ្លឹង			ចំនួនទឹកប្រាក់ក្រោយថ្លឹង			សរុប
		រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេងៗ	រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេងៗ	
លំហូរចេញសុទ្ធនៃសាច់ប្រាក់ដែលរំពឹងទុក = លំហូរចេញនៃសាច់ប្រាក់ដែលរំពឹងទុក - លំហូរចូលនៃសាច់ប្រាក់ដែលរំពឹងទុក								
លំហូរចូល								
	សមតុល្យ Reverse Repos និងកម្ចីមូលបត្រដែលមាន ឥណ្ឌូប្រតិទាន ៣០ថ្ងៃ							
	ទ្រព្យបញ្ចាំដែលបានទទួល និងមិនត្រូវបានប្រើជាទ្រព្យបញ្ចាំឡើងវិញ							
៣.១១	0	ធានាដោយទ្រព្យសកម្មសន្ទនីយដែលមានគុណភាពខ្ពស់	-	-	-	-	-	-
៣.១២	0.២៥	ធានាដោយទ្រព្យសកម្មសន្ទនីយផ្សេងទៀត	-	-	-	-	-	-
៣.១៣	១	ធានាដោយទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-
	ទ្រព្យបញ្ចាំដែលបានទទួល និងត្រូវបានប្រើជាទ្រព្យបញ្ចាំឡើងវិញ							
៣.១៤	0	ធានាដោយទ្រព្យសកម្មសន្ទនីយដែលមានគុណភាពខ្ពស់	-	១៨.៣២៤.៧៦៨	-	-	-	-
៣.១៥	0	ធានាដោយទ្រព្យសកម្មសន្ទនីយផ្សេងទៀត	-	-	-	-	-	-
៣.១៦	0	ធានាដោយទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-
	កិច្ចសន្យាមិនទាន់ប្រើប្រាស់ ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដូចមានកំណត់ក្នុងឧបសម្ព័ន្ធ ២							
៣.២១	0	កិច្ចសន្យាពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលមិនបានរាយការណ៍ក្នុង ៣.២២	-	-	-	-	-	-
៣.២២	១	កិច្ចសន្យាផ្តល់ទុនពីធនាគារមេ	-	-	-	-	-	-
	លំហូរចូលពីកិច្ចសន្យាផ្សេងៗ ដែលមានការធានា ឬមិនមានការធានាក្នុងរយៈពេល ៣០ថ្ងៃ							
៣.៣១	0.៥	ពីអតិថិជនរាយ	៥៩៧.១៣០	២០.០៨២.៦៦៩	២៩៨.៥៦៥	១០.០៤១.៣៣៥	-	១០.៣៣៩.៩០០
៣.៣២	0.៥	ពីសហគ្រាសខ្នាតតូច និងមធ្យម	-	-	-	-	-	-
៣.៣៣	0.៥	ពីក្រុមហ៊ុនមិនមែនហិរញ្ញវត្ថុ	៦៩៤.៣៥០	៤.៩៩៤.៤១០	៣៤៧.១៧៥	២.៤៩៧.២០៥	-	២.៨៤៤.៣៨០
៣.៣៤	១	ពីធនាគារកណ្តាល	-	-	-	-	-	-
៣.៣៥	១	ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដូចមានចែងក្នុងឧបសម្ព័ន្ធ ២	១.៦៨៥.៨១៦	៨៣៥.០០០	១.៦៨៥.៨១៦	៨៣៥.០០០	-	២.៥២០.៨១៦
៣.៣៦	0.៥	ពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតដូចមានចែងក្នុងឧបសម្ព័ន្ធ ២	-	-	-	-	-	-
៣.៣៧	0.៥	ពីនីតិបុគ្គលផ្សេងទៀត	-	-	-	-	-	-
៣.៣៨	0.៥	ពីស្ថាប័នអធិបតេយ្យ	-	-	-	-	-	-
៣.៣៩	១	ប្រាក់បញ្ញើនៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដូចមានចែងក្នុងឧបសម្ព័ន្ធ ២	-	៦.១៦២.៣៨៦	-	៦.១៦២.៣៨៦	-	៦.១៦២.៣៨៦
	លំហូរចូលនៃសាច់ប្រាក់ពីឧបករណ៍និស្សន្ទ							
៣.៥០	១	លំហូរចូលសុទ្ធនៃសាច់ប្រាក់ពីឧបករណ៍និស្សន្ទតាមកិច្ចសន្យារយៈពេល ៣០ថ្ងៃ	-	-	-	-	-	-
៣.៦០	១	លំហូរចូលនៃសាច់ប្រាក់ពីកិច្ចសន្យាមូលបត្រផ្សេងទៀត ក្នុងរយៈពេល ៣០ថ្ងៃ	-	-	-	-	-	-
៣.៧០	0	លំហូរចូលនៃសាច់ប្រាក់ពីកិច្ចសន្យាផ្សេងទៀត ក្នុងរយៈពេល ៣០ថ្ងៃ	-	-	-	-	-	-
	សរុប ៥ = ផលបូក (៣.១១ ដល់ ៣.៧០)							២.៩៧៧.២៩៦ ៥០.៣៩៩.២៣៣ - ២.៣៣១.៥៥៦ ១៩.៥៣៥.៩២៦ - ២១.៨៦៧.៤៨២
លំហូរចេញសុទ្ធនៃសាច់ប្រាក់	សរុប ៦ = សរុប ៤ - អប្បបរមានៃ (សរុប ៥ ឬ ៧៥% នៃ សរុប ៤)		១៣.៧១០.១១៣	៩៩៩.២៨៤.៣២៤	២.០២៤.៣២១	៦៥១.៤២០	២១០.៩៤១.៤២៣	៥០៨.៣៩១ ២១២.១០១.២៣៤
អនុបាតក្របខណ្ឌសន្ទនីយភាព	អនុបាតក្របខណ្ឌសន្ទនីយភាព = សរុប ៣ / សរុប ៦		-	-	-	៣១៧៦,៨២%	១០៣,៥៩%	១,០២% ១១២,៧៨%

តារាង២ មូលនិធិផ្ទាល់សុទ្ធ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	មូលនិធិផ្ទាល់សុទ្ធ	ដុល្លារអាមេរិក	លានរៀល
ដើមទុនថ្នាក់ទី១៖ ប្រភេទដើមទុនសំខាន់			
១. សរុបរង (ក)			
+ ដើមទុនបានបង់/អំណោយដើមទុន (Capital endowment)		៧៥.០០០.០០០	៣០៥.៦២៥
+ ទុនបម្រុង (ក្រៅពីទុនបម្រុង សម្រាប់វាយតម្លៃឡើងវិញ)		-	-
+ ចំណេញសុទ្ធបានធ្វើសវនកម្ម (សម្រាប់ឆ្នាំចុងក្រោយ)		១៦.៨៥៩.២១៨	៦៨.៧០១
+ ចំណេញរក្សាទុក		១៧.០៩៨.១៥៧	៦៩.៦៧៥
+ ខ្ទង់ផ្សេងៗ (ត្រូវបានលក្ខិត និងគាំទ្រដោយ ហើយបានអនុម័តពីធនាគារកណ្តាល)			
១. ផ្តល់ឯកសារយោងនៃសិទ្ធិ/អនុម័តពីធនាគារជាតិ នៃកម្ពុជា		-	-
២. ផ្តល់ឯកសារយោងនៃសិទ្ធិ/អនុម័តពីធនាគារជាតិ នៃកម្ពុជា		-	-
	សរុបរង (ក)	១០៨.៩៥៧.៣៧៥	៤៤៤.០០១
+ ការត្រួតពិនិត្យមានកំណត់លើចំណេញរក្សាទុក (អតិបរមា ២០% នៃសរុបរង (ក))		១៥,៦៩%	១៥,៦៩%
២ .សរុបរង (ខ) (ការកាត់កង)			
+ ភាគហ៊ុនផ្ទាល់ ដែលបានកាន់កាប់ដោយធនាគារ (តាមតម្លៃចុះបញ្ជី)		-	-
+ ការខាតបង់រ		-	-
+ ទ្រព្យសកម្មអរូបី ដែលត្រូវកាត់កង		១.៣៧៦.២២៧	៥.៦០៨
+ ភាគទុនិក ក្រុមប្រឹក្សាភិបាល ភាគីពាក់ព័ន្ធ (កាត់កង)		១.០៨២.០៦៤	៤.៤០៩
១. ចំណែកដើមទុន ដែលមិនទាន់បានបង់ (ក)		-	-
២. ឥណទាន ឥណទានវិបារូបន៍ និងបុរេប្រទានផ្សេងៗ (ខ)		១.០៨២.០៦៤	៤.៤០៩
៣. ឧបករណ៍បំណុល ដែលមានការចុះហត្ថលេខាដោយភាគទុនិក ក្រុមប្រឹក្សាភិបាល និងភាគីពាក់ព័ន្ធ(គ)		-	-
+ ការខាតបង់ផ្សេងៗ		-	-
(ក) (ខ) និង (គ) ត្រូវបានដាក់ក្នុងឯកសារភ្ជាប់		-	-
	សរុបរង (ខ)	២.៤៥៨.២៩១	១០.០១៧
		១០៦.៤៩៩.០៨៤	៤៣៣.៩៨៤
សរុបដើមទុនថ្នាក់ទី១ (ដើមទុនសំខាន់) = សរុបរង (ក) - សរុបរង (ខ)			
ដើមទុនថ្នាក់ទី២ ៖ ដើមទុនបំពេញបន្ថែម			
៣. សរុបរង (គ)			
+ ការវាយតម្លៃទុនបំរុងឡើងវិញ (អនុម័តដោយធនាគារកណ្តាល)		-	-
+ សំវិធានធនហានិភ័យធនាគារទូទៅ (អនុម័តដោយធនាគារកណ្តាល)		-	-
+ សំវិធានធនទូទៅ ១% (ប្រកាសស្តីពីការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្ម)		៨.៣៥៥.៧៨៨	៣៤.០៥០
+ ឧបករណ៍បំណុលបន្ទាប់បន្សំ (បានអនុវត្តតាមលក្ខខណ្ឌ ដែលមានចែងក្នុងមាត្រា ៧)		៣៧.០០០.០០០	១៥០.៧៧៥
+ ខ្ទង់ផ្សេងៗ (បានលក្ខិត និងគាំទ្រ)		-	-
១. ផ្តល់ឯកសារយោងនៃសិទ្ធិ/អនុម័តពីធនាគារជាតិ នៃកម្ពុជា		-	-
២. ផ្តល់ឯកសារយោងនៃសិទ្ធិ/អនុម័តពីធនាគារជាតិ នៃកម្ពុជា		-	-
	សរុបរង (គ)	៤៥.៣៥៥.៧៨៨	១៨៤.៨២៥
+ ការត្រួតពិនិត្យមានកំណត់លើបំណុលបន្ទាប់បន្សំ (អតិបរមា ៥០% នៃដើមទុនថ្នាក់ទី១)		៣៤,៧៤%	៣៤,៧៤%
៤. សរុបរង (ឃ)(ដើមទុនថ្នាក់ទី ២, ការកាត់កងផ្សេងៗ)			
+ មូលធនដែលមានចំណែកក្នុងគ្រឹះស្ថានធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ		-	-
+ ខ្ទង់ផ្សេងៗ ដែលត្រូវកាត់កង (បន្ទុកពន្យារ)		-	-
	សរុបរង (ឃ)	-	-
		៤៥.៣៥៥.៧៨៨	១៨៤.៨២៥
សរុបដើមទុនថ្នាក់ទី២ (ដើមទុនបំពេញបន្ថែម) = សរុបរង (គ) - សរុបរង (ឃ)			
+ ការត្រួតពិនិត្យមានកំណត់លើដើមទុនប្រភេទទី២ (ដើមទុនប្រភេទទី២ = អតិបរមា ១០០% នៃដើមទុនថ្នាក់ទី១)		៤២,៥៩%	៤២,៥៩%
មូលនិធិផ្ទាល់សុទ្ធតាមការកំណត់របស់និយ័តករសរុបរង (ក) - សរុបរង (ខ) + សរុបរង (គ) - សរុបរង (ឃ)			
		១៥១.៨៥៤.៨៧២	៦១៨.៨០៩

តារាង៣ អនុបាតសាធនភាព

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	ដុល្លារអាមេរិក	រដ្ឋ	ដុល្លារអាមេរិក	លានរៀល
I - ធាតុនៃតារាងតុល្យការ ដែលផ្ទៀងតាមកម្រិតហានិភ័យសមភាគី				
១- ការផ្ទៀង០% ចំពោះទ្រព្យសកម្ម ដែលមានហានិភ័យទាប	៣៧៥.២២៩.៧២២	-	-	-
១.១ សាច់ប្រាក់	៥៩.៩០៥.៣១៣	០%	-	-
១.២ មាស	១៧.៣៧១	០%	-	-
១.៣ ឥណទេយ្យលើធនាគារជាតិនៃកម្ពុជា	៣១៤.១៨២.២៣៤	០%	-	-
១.៤ ទ្រព្យសកម្ម ដែលមានវត្ថុបញ្ចាំជាប្រាក់បញ្ញើ១០០% នៅធនាគារ	១.១២៤.៨០៤	០%	-	-
១.៥ ឥណទេយ្យលើ ឬធានាដោយស្ថាប័នអធិបតេយ្យ ដែលមានចំណាត់ថ្នាក់ពី AAA ទៅAA- ឬប្រហាក់ប្រហែល	-	០%	-	-
២ - ការផ្ទៀង២០% ចំពោះទ្រព្យសកម្ម ដែលមានហានិភ័យធូនល្មម	៦.១៧២.៥១៩	-	១.២៣៤.៥០៤	៥.០៣១
២.១ ឥណទេយ្យលើ ឬធានាដោយស្ថាប័នអធិបតេយ្យ ដែលមានចំណាត់ថ្នាក់ពី A+ ទៅA-ឬប្រហាក់ប្រហែល	-	២០%	-	-
២.២ ឥណទេយ្យលើ ឬធានាដោយធនាគារ ឬក្រុមហ៊ុន ដែលមានចំណាត់ថ្នាក់ពី AAA ទៅAA-ឬប្រហាក់ប្រហែល	៦.១៧២.៥១៩	២០%	១.២៣៤.៥០៤	៥.០៣១
៣ - ការផ្ទៀង៥០% ចំពោះទ្រព្យសកម្ម ដែលមានហានិភ័យមធ្យម	៤.៦៣៧.៣១៧	-	២.៣១៨.៦៥៩	៩.៤៤៩
៣.១ ឥណទេយ្យលើ ឬធានាដោយស្ថាប័នអធិបតេយ្យ ដែលមានចំណាត់ថ្នាក់ពី BBB+ ទៅBBB-ឬប្រហាក់ប្រហែល	-	៥០%	-	-
៣.២ ឥណទេយ្យលើ ឬធានាដោយធនាគារ ឬក្រុមហ៊ុន ដែលមានចំណាត់ថ្នាក់ពី A+ ទៅA- ឬប្រហាក់ប្រហែល	៤.៦៣៧.៣១៧	៥០%	២.៣១៨.៦៥៩	៩.៤៤៩
៤ - ការផ្ទៀង១០០% ចំពោះទ្រព្យសកម្ម ដែលមានហានិភ័យទាំងស្រុង	៧១០.៣៦៦.៩១៦	-	៧១០.៣៦៦.៩១៦	២.៨៩៤.៧៤៥
៤.១ ទ្រព្យសកម្មដទៃទៀត ដែលមិនបានរៀបរាប់ខាងលើ	៧១០.៣៦៦.៩១៦	១០០%	៧១០.៣៦៦.៩១៦	២.៨៩៤.៧៤៥
សរុប (I) = (១) + (២) + (៣) + (៤)	១.០៩៦.៤០៦.៤៧៤	-	៧១៣.៩២០.០៧៩	២.៩០៩.២២៥
II - ធាតុនៃក្រៅតារាងតុល្យការ ដែលផ្ទៀងតាមកម្រិតហានិភ័យសមភាគី				
១- ការផ្ទៀង០% ចំពោះប្រតិបត្តិការ ដែលមានហានិភ័យទាប	១១៥.៦២៤.៥៣០	-	-	-
១.១ ឥណទានមិនទាន់ប្រើប្រាស់ជាពិសេសឥណទាន លើសសមតុល្យ និងការសន្យាឱ្យ ខ្ចីដែលមានកាលកំណត់តិចជាង១ឆ្នាំ	១១៤.១១១.៧២៨	០%	-	-
១.២ ប្រតិបត្តិការផ្សេងទៀត ដែលមានហានិភ័យទាប	១.៥១២.៨០២	០%	-	-
២ - ការផ្ទៀង២០% ចំពោះប្រតិបត្តិការ ដែលមានហានិភ័យធូនល្មម	១.០៤២.៦៩១	-	២០៨.៥៣៨	៨៥០
២.១ ឯកសារឥណទាន ដែលត្រូវបានចេញផ្សាយ ឬបញ្ជាក់ ស្របពេលដែលទំនិញត្រូវបានប្រើ ជាវត្ថុបញ្ចាំ និងប្រតិបត្តិការស្រដៀងគ្នាផ្សេងទៀត	១.០៤២.៦៩១	២០%	២០៨.៥៣៨	៨៥០
២.២ ប្រតិបត្តិការផ្សេងទៀត ដែលមានហានិភ័យធូនល្មម	-	២០%	-	-
៣ - ការផ្ទៀង៥០% ចំពោះប្រតិបត្តិការ ដែលមានហានិភ័យមធ្យម	១២៥.៩៦៦.៦០៦	-	៦២.៩៨៣.៣០៣	២៥៦.៦៥៧
៣.១ ការសងប្រាក់តាមឯកសារឥណទាន ដែលបានចេញផ្សាយ ឬបញ្ជាក់ហើយនៅពេល ដែលទំនិញមិនត្រូវបានប្រើជាវត្ថុបញ្ចាំ	១២១.៩៧៥.៩៨២	៥០%	៦០.៩៨៧.៩៩១	២៤៨.៥២៦
៣.២ ការធានា និងសញ្ញាប័ណ្ណឧបត្ថម្ភ និងការធានា ដែលមិនមានលក្ខណៈជំនួសឥណទាន	-	៥០%	-	-
៣.៣ កិច្ចសន្យាផ្តល់ឥណទានមិនប្រើប្រាស់ ជាពិសេសឥណទានលើសសមតុល្យ និងការសន្យា ឱ្យខ្ចី ដែលមានកាលកំណត់លើសពី១ឆ្នាំ	៣.៩៩០.៦២៤	៥០%	១.៩៩៥.៣១២	៨.១៣១
៣.៤ ប្រតិបត្តិការផ្សេងទៀត ដែលមានហានិភ័យមធ្យម	-	៥០%	-	-
៤ - ការផ្ទៀង១០០% ចំពោះប្រតិបត្តិការ ដែលមានហានិភ័យទាំងស្រុង	-	-	-	-
៤.១ ការធានាលើឥណទាន (ដកចេញហានិភ័យ ចំពោះអត្តតាហកៈ)	-	១០០%	-	-
៤.២ ការទទួលព្រម	-	១០០%	-	-
៤.៣ រូបិយបដិភោគលើផលបត្រ ដែលមិនមានឈ្មោះរបស់ធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុ	-	១០០%	-	-
៤.៤ សកម្មភាពប្រតិបត្តិការ ដោយមានឧបត្ថម្ភស្រួយ	-	១០០%	-	-
៤.៥ កម្រិតឥណទានមិនអាចបដិសេធបាន ឬការធានា ដែលមានលក្ខណៈជំនួសឥណទាន	-	១០០%	-	-
៤.៦ ប្រតិបត្តិការផ្សេងៗទៀត ដែលមានហានិភ័យខ្ពស់	-	១០០%	-	-
សរុប (II) = (១) + (២) + (៣) + (៤)	២៤២.៦៣៣.៨២៧	-	៦៣.១៩១.៤៤១	២៥៧.៥០៧
III - សរុបទ្រព្យសកម្ម និងប្រតិបត្តិការក្រោយផ្ទៀងហានិភ័យ= (I) + (II)	-	-	៧៧៧.១១១.៥២០	៣.១៦៦.៧៣២
អនុបាតសាធនភាព = មូលនិធិផ្ទាល់សម្រាប់ (III) (>១៥%)	-	-	១៩,៥៤%	១៩,៥៤%

តារាង៤ ការធ្វើចំណាត់ថ្នាក់ និងសំវិធានធនហ្វូស៊ីលីធីហិរញ្ញវត្ថុអាក្រក់ និងសង្ស័យ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ធនាគារ	ចំនួនហ្វូស៊ីលីធីហិរញ្ញវត្ថុ	ចំណាត់ថ្នាក់ណាទានតាមតម្រូវការរបស់ធនាគារកណ្តាល	ការប៉ាន់ស្មានតម្លៃវត្ថុបញ្ចាំ	សំវិធានធនកត់ត្រាដោយធនាគារកណ្តាល	សំវិធានធនតាមតម្រូវការរបស់ធនាគារកណ្តាល	សំវិធានធនកត់ត្រាដោយធនាគារ	លម្អៀងចំនួនសំវិធានធន
	ដុល្លារអាមេរិក		ដុល្លារអាមេរិក	អគ្រា	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ហ្វូស៊ីលីធីហិរញ្ញវត្ថុ	៨៣៥.៥៧៨.៧៥១	ឥណទានធម្មតា	២.៩៧៣.១១៧.៥៥៦	១%	៨.៣៥៥.៧៨៨	៨.៣៥៥.៧៨៨	-
ហ្វូស៊ីលីធីហិរញ្ញវត្ថុ	១.៦០៤.៧១៤	ឥណទានឃ្លាំមើល	៤.០៥៥.៨៩០	៣%	៤៨.១៤១	៤៨.១៤១	-
ហ្វូស៊ីលីធីហិរញ្ញវត្ថុ	១៣២.០៥៧	ឥណទានក្រោមស្តង់ដារ	៧៥៦.០៤០	២០%	២៦.៤១១	២៦.៤១១	-
ហ្វូស៊ីលីធីហិរញ្ញវត្ថុ	-	ឥណទានសង្ស័យ	-	៥០%	-	-	-
ហ្វូស៊ីលីធីហិរញ្ញវត្ថុ	៨៩៨.៧៧២	ឥណទានបាត់បង់	២.៥០៦.៣៤៣	១០០%	៨៩៨.៧៧២	៨៩៨.៧៧២	-
សរុប	៨៣៨.២១៤.២៩៤		២.៩៨០.៤៣៥.៨២៩		៩.៣២៩.១១២	៩.៣២៩.១១២	-

តារាង៥ ស្ថានភាពចំហសុទ្ធ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

លេខរៀង	រូបិយប័ណ្ណ	ធាតុបន្ទាប់ពីកាត់កងសំវិធានធន ដែលប៉ះពាល់				ស្ថានភាព ចំហសុទ្ធ	ស្ថានភាពចំហសុទ្ធ/ មូលនិធិផ្ទាល់សុទ្ធ	កម្រិតកំណត់	ភាពលើស
		ទ្រព្យសកម្ម	ចំណូល និងដើមទុន	រូបិយប័ណ្ណត្រូវទទួល	រូបិយប័ណ្ណត្រូវសង				
				ខ្ទង់ក្រៅតារាងតុល្យការ	ខ្ទង់ក្រៅតារាងតុល្យការ				
		១	២	៣	៤	៥ = ១-២+៣-៤			
១	ដុល្លារអាមេរិក	៩៩៩.០២០.០៩៧	១.០០០.៩៣០.៩៨៣	២៤១.០១៧.០៤០	២៤១.០១៧.០៤០	(១.៩១០.៨៨៦)	-១,២៦%	២០%	គ្មាន
២	រៀល	៩៣.៨៧៩.៥៦៣	៩៣.៩៨១.៤០១	១.៥១៩.២០០	១.៥១៩.២០០	(១០១.៨៣៨)	-០,០៧%	២០%	គ្មាន
៣	អឺរ៉ូ	២.៧៣០.០៧៣	៧២៨.១២៨	-	-	២.០០១.៩៤៥	១,៣២%	២០%	គ្មាន
៤	ដុល្លារសិង្ហបុរី	៣០៨.៩១៥	៣០៥.៧៨៤	៩៧.៥៨៧	៩៧.៥៨៧	៣.១៣១	០,០០%	២០%	គ្មាន
៥	ដុល្លារហុងកុង	(៨)	-	-	-	(៨)	០,០០%	២០%	គ្មាន
៦	បាត	១.៧៥៧.៧៦៨	១.៧៥៤.១៧៦	-	-	៣.៥៩២	០,០០%	២០%	គ្មាន
៧	យ៉េន	១០៤.០៤៩	១០៣.៧២៤	-	-	៣២៥	០,០០%	២០%	គ្មាន
៨	ប៊េសូ	-	-	-	-	-	០,០០%	២០%	គ្មាន
៩	ដុល្លារអូស្ត្រាលី	៣៥៦.៨៩៧	៣៥៥.៩៤៩	-	-	៩៤៨	០,០០%	២០%	គ្មាន
១០	ដុល្លារកាណាដា	១៤៧	១៤៧	-	-	-	០,០០%	២០%	គ្មាន
១១	ឆោន	១៩៤.៨៩៣	១៩៣.៨៣៨	-	-	១.០៥៥	០,០០%	២០%	គ្មាន
១២	យ៉ាន់	៥.១៣៧	៥.០៣២	-	-	១០៥	០,០០%	២០%	គ្មាន
១៣	រ៉ូន	-	-	-	-	-	០,០០%	២០%	គ្មាន
១៤	ដុង	-	-	-	-	-	០,០០%	២០%	គ្មាន
១៥	ផ្សេងៗ	២៩៩.៨៧៩	២៩៨.២៤៨	-	-	១.៦៣១	០,០០%	២០%	គ្មាន
សរុប		១.០៩៨.៦៥៧.៤១០	១.០៩៨.៦៥៧.៤១០	២៤២.៦៣៣.៨២៧	២៤២.៦៣៣.៨២៧	-			

តារាង ៦ ការកំណត់ទ្រនាប់ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

អនុបាតដើមទុនថ្នាក់ទី១	អនុបាតដើមទុនខនស៊ីវិលអប្បបរមា (គិតជាភាគរយនៃប្រាក់ចំណេញប្រចាំឆ្នាំហិរញ្ញវត្ថុ)
≥ MCR1 (7.5%) ទៅ (MCR1 + 0.625%)	១០០
> (MCR1 + 0.625%) ទៅ (MCR1 + 1.25%)	៨០
> (MCR1 + 1.25%) ទៅ (MCR1 + 1.85%)	៦០
> (MCR1 + 1.85%) ទៅ (MCR1 + 2.5%)	៤០
> (MCR1 + 2.5%)	០
ធនាគារ	
បញ្ញត្តិជាក់លាក់ សម្រាប់អនុវត្តចំពោះគ្រឹះស្ថាន៖	%
អនុបាតសាធនភាពអប្បបរមា =	១៥
អនុបាតដើមទុនថ្នាក់ទី១ អប្បបរមា =	៧,៥
ទ្រនាប់ដើមទុនខនស៊ីវិល (%) =	២,៥
ទ្រនាប់ដើមទុនខោនស៊ីវិល (%) =	០

ទ្រនាប់ដើមទុន ដែលត្រូវបំពេញ	ទឹកប្រាក់	គិតជា % នៃទ្រព្យសកម្ម ដែលបាន ឆ្លងតាម កម្រិតហានិភ័យ RWA
ទ្រនាប់ដើមទុនខនស៊ីវិល	១៩.៤២៧.៧៩៨	២,៥០
ទ្រនាប់ដើមទុនខោនស៊ីវិល	-	-
ទ្រនាប់ដើមទុនសរុប	១៩.៤២៧.៧៩៨	២,៥០
ដើមទុនថ្នាក់ទី ១	១០៦.៤៩៩.០៨៤	១៣,៧០
ដើមទុនថ្នាក់ទី ២	៤៥.៣៥៥.៧៨៨	៥,៨៤
ដើមទុនសរុប (មូលនិធិផ្ទាល់សុទ្ធ)	១៥១.៨៥៤.៨៧២	១៩,៥៤
ទ្រព្យសកម្ម ដែលបានឆ្លងតាមកម្រិតហានិភ័យ - RWA	៧៧៧.១១១.៩២០	
ដើមទុនថ្នាក់ទី១ ដែលត្រូវការ សម្រាប់អនុបាតសាធនភាព	៧១.១៨៣.៤៥២	៩,១៦
ដើមទុនថ្នាក់ទី១ ដែលនៅសល់ សម្រាប់ទ្រនាប់ដើមទុន	៣៥.៣១៥.៦៣២	៤,៥៤
តម្រូវការដើមទុនថ្នាក់ទី១ ដែលត្រូវបំពេញបន្ថែម	-	-
អនុបាតដើមទុនថ្នាក់ទី១អប្បបរមា + ដើមទុនថ្នាក់ទី១នៅសល់ +សម្រាប់បំពេញទ្រនាប់ដើមទុន		១៣,៧០
អនុបាតដើមទុនបម្រុងអប្បបរមា (គិតជាភាគរយនៃប្រាក់ចំណេញប្រចាំឆ្នាំហិរញ្ញវត្ថុ)		-

តារាង ៧ ការគណនាអនុបាតផ្សេងៗ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ដើមទុន	ដុល្លារអាមេរិក
១ មូលធន ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	១០,៥៨%
ក- មូលធន	១១៦.២០២.២៩៩
ខ- ទ្រព្យសកម្មសរុប	១.០៩៨.៦៥៧.៤១០
២ ដើមទុនថ្នាក់ទី១ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	៩,៦៩%
ក- ដើមទុនថ្នាក់ទី១	១០៦.៤៩៩.០៨៤
ខ- ទ្រព្យសកម្មសរុប	១.០៩៨.៦៥៧.៤១០
៣ ដើមទុនថ្នាក់ទី១ ធៀបនឹងទ្រព្យសកម្ម ដែលឆ្លងហានិភ័យ (ក/ខ)	១៣,៧០%
ក- ដើមទុនថ្នាក់ទី១	១០៦.៤៩៩.០៨៤
ខ- ទ្រព្យសកម្ម ដែលឆ្លងហានិភ័យ	៧៧៧.១១១.៩២០
៤ ដើមទុនថ្នាក់ទី១ + ដើមទុនថ្នាក់ទី២ ធៀបនឹងទ្រព្យសកម្ម ដែលឆ្លងហានិភ័យ (ក/ខ)	១៩,៥៤%
ក- ដើមទុនថ្នាក់ទី១ + ដើមទុនថ្នាក់ទី២	១៥១.៨៥៤.៨៧២
ខ- ទ្រព្យសកម្ម ដែលឆ្លងហានិភ័យ	៧៧៧.១១១.៩២០
៥ មូលនិធិផ្ទាល់សុទ្ធ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	១៣,៨២%
ក- មូលនិធិផ្ទាល់សុទ្ធ	១៥១.៨៥៤.៨៧២
ខ- ទ្រព្យសកម្មសរុប	១.០៩៨.៦៥៧.៤១០
៦ អនុបាតសាធារណ (ក/ខ)	១៩,៥៤%
ក- មូលនិធិផ្ទាល់សុទ្ធ	១៥១.៨៥៤.៨៧២
ខ- ទ្រព្យសកម្ម ដែលឆ្លងហានិភ័យ	៧៧៧.១១១.៩២០
៧ បំណុល ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	៨៩,៤២%
ក- បំណុលសរុប	៩៨២.៤៥៥.១១១
ខ- ទ្រព្យសកម្មសរុប	១.០៩៨.៦៥៧.៤១០
៨ បំណុល ធៀបនឹងមូលធន (ក/ខ)	៨៤៥,៤៧%
ក- បំណុលសរុប	៩៨២.៤៥៥.១១១
ខ- មូលធន	១១៦.២០២.២៩៩
៩ ភាគលាភ ធៀបនឹងចំណេញសុទ្ធ (ក/ខ)	០,០០%
ក- ភាគលាភ	-
ខ- ចំណេញសុទ្ធ	១៨.២១២.៤២៦
គុណភាពទ្រព្យសកម្ម	ដុល្លារអាមេរិក
១០ ទុនបម្រុងធនាគារ ធៀបនឹងឥណទានសរុប (ក/ខ)	០,០០%
ក- ទុនបម្រុងសរុប	-
ខ- ឥណទានសរុប (ដុល)	៦៩៥.៦៨២.៩៤៤
១១ ទុនបម្រុងធនាគារ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	០,០០%
ក- ទុនបម្រុងសរុប	-
ខ- ទ្រព្យសកម្មសរុប	១.០៩៨.៦៥៧.៤១០

គុណភាពទ្រព្យសកម្ម	ដុល្លារអាមេរិក
១២ ឥណទានមិនដំណើរការ ធៀបនឹងឥណទានសរុប (ក/ខ)	០,១៥%
ក- ឥណទានមិនដំណើរការ	១.០៣០.៨២៩
ខ- ឥណទានសរុប (ដុល)	៦៩៥.៦៨២.៩៤៤
១៣ ឥណទានមិនដំណើរការ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	០,០៩%
ក- ឥណទានមិនដំណើរការ	១.០៣០.៨២៩
ខ- ទ្រព្យសកម្មសរុប	១.០៩៨.៦៥៧.៤១០
១៤ ទ្រព្យសកម្ម ដែលបានធ្វើចំណាត់ថ្នាក់ ធៀបនឹងឥណទានសរុប (ក/ខ)	០,១៥%
ក- ទ្រព្យសកម្ម ដែលបានធ្វើចំណាត់ថ្នាក់	១.០៣០.៨២៩
ខ- ឥណទានសរុប (ដុល)	៦៩៥.៦៨២.៩៤៤
១៥ ទ្រព្យសកម្ម ដែលបានធ្វើចំណាត់ថ្នាក់ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	០,០៩%
ក- ទ្រព្យសកម្ម ដែលបានធ្វើចំណាត់ថ្នាក់	១.០៣០.៨២៩
ខ- ទ្រព្យសកម្មសរុប	១.០៩៨.៦៥៧.៤១០
១៦ ទ្រព្យសកម្ម ដែលបានធ្វើចំណាត់ថ្នាក់ ធៀបនឹងមូលធនសរុប (ក/ខ)	០,៨៩%
ក- ទ្រព្យសកម្ម ដែលបានធ្វើចំណាត់ថ្នាក់	១.០៣០.៨២៩
ខ- មូលធន	១១៦.២០២.២៩៩
១៧ ឥណទានភាគីពាក់ព័ន្ធ ធៀបនឹងឥណទានសរុប (ក/ខ)	០,១៦%
ក- ឥណទានភាគីពាក់ព័ន្ធ	១.០៨២.០៦៤
ខ- ឥណទានសរុប (ដុល)	៦៩៥.៦៨២.៩៤៤
១៨ ឥណទានហានិភ័យធំ ធៀបនឹងឥណទានសរុប (ក/ខ)	១៤,៨៥%
ក- ឥណទានហានិភ័យធំ	១០៣.២៨១.៤៩៨
ខ- ឥណទានសរុប (ដុល)	៦៩៥.៦៨២.៩៤៤
១៩ ឥណទានភាគីពាក់ព័ន្ធ ធៀបនឹងមូលនិធិផ្ទាល់សុទ្ធ (ក/ខ)	០,៧១%
ក- ឥណទានភាគីពាក់ព័ន្ធ	១.០៨២.០៦៤
ខ- មូលនិធិផ្ទាល់សុទ្ធ	១៥១.៨៥៤.៨៧២
២០ ឥណទានហានិភ័យធំ ធៀបនឹងមូលនិធិផ្ទាល់សុទ្ធ (ក/ខ)	៦៨,០១%
ក- ឥណទានហានិភ័យធំ	១០៣.២៨១.៤៩៨
ខ- មូលនិធិផ្ទាល់សុទ្ធ	១៥១.៨៥៤.៨៧២
២១ សំវិធានធនទូទៅ ធៀបនឹងឥណទានសរុប (ក/ខ)	១,២០%
ក- សំវិធានធនទូទៅ	៨.៣៥៥.៧៨៨
ខ- ឥណទានសរុប (ដុល)	៦៩៥.៦៨២.៩៤៤
២២ សំវិធានធនជាក់លាក់ ធៀបនឹងឥណទានសរុប (ក/ខ)	០,១៤%
ក- សំវិធានធនជាក់លាក់	៩៧៣.៣២៤
ខ- ឥណទានសរុប (ដុល)	៦៩៥.៦៨២.៩៤៤

គុណភាពទ្រព្យសកម្ម	ដុល្លារអាមេរិក
២៣ សំវិធានធនជាក់លាក់ ធៀបនឹងឥណទានមិនដំណើរការ (ក/ខ)	៩៤,៤២%
ក- សំវិធានធនជាក់លាក់	៩៧៣.៣២៤
ខ- ឥណទានមិនដំណើរការ	១.០៣០.៨២៩
២៤ សំវិធានធនសរុប ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	០,៨៥%
ក- សំវិធានធនសរុប	៩.៣២៩.១១២
ខ- ទ្រព្យសកម្មសរុប	១.០៩៨.៦៥៧.៤១០
២៥ ឥណទាន ធៀបនឹងប្រាក់បញ្ញើ (ក/ខ)	៨៣,៥២%
ក- ឥណទានអតិថិជនមិនមែនធនាគារសរុប (ដុល)	៦៦០.៤៥៩.៥៦៧
ខ- ប្រាក់បញ្ញើរបស់អតិថិជន	៧៩០.៧៨៣.២១៤
ចំណូល	ដុល្លារអាមេរិក
២៦ អត្រាចំណូលធៀបនឹងទ្រព្យសកម្ម (ក/ខ)	១,៦៦%
ក- ចំណេញសុទ្ធ	១៨.២១២.៤២៦
ខ- ទ្រព្យសកម្មសរុប	១.០៩៨.៦៥៧.៤១០
២៧ ផលលើមូលធន (ក/ខ)	១៥,៦៧%
ក- ចំណេញសុទ្ធ	១៨.២១២.៤២៦
ខ- មូលធន	១១៦.២០២.២៩៩
២៨ អត្រាចំណូលដុល (ក/ខ)	៤,៤៥%
ក- ចំណូលការប្រាក់	៤៨.៩០៣.៤៨៦
ខ- ទ្រព្យសកម្មសរុប	១.០៩៨.៦៥៧.៤១០
២៩ កម្រិតការប្រាក់សុទ្ធ ធៀបនឹងទ្រព្យសកម្មសរុប [(ក-ខ)/គ]	២,៩៥%
ក- ចំណូលការប្រាក់	៤៨.៩០៣.៤៨៦
ខ- ចំណាយការប្រាក់	១៦.៤៩៥.២៣៦
គ- ទ្រព្យសកម្មសរុប	១.០៩៨.៦៥៧.៤១០
៣០ ចំណូលផ្សេងៗ ធៀបនឹងទ្រព្យសកម្មសរុប(ក/ខ)	០,៧៣%
ក- ចំណូលផ្សេងៗ	៨.០៣៣.៩២៤
ខ- ទ្រព្យសកម្មសរុប	១.០៩៨.៦៥៧.៤១០
៣១ សំវិធានធន ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	០,៨៥%
ក- សំវិធានធន	៩.៣២៩.១១២
ខ- ទ្រព្យសកម្មសរុប	១.០៩៨.៦៥៧.៤១០
៣២ ចំណាយទូទៅ ធៀបនឹងទ្រព្យសកម្មសរុប(ក/ខ)	១,៥៤%
ក- ចំណាយមិនមែនការប្រាក់	១៦.៩៤៥.១៨៨
ខ- ទ្រព្យសកម្មសរុប	១.០៩៨.៦៥៧.៤១០
៣៣ ចំណេញសុទ្ធមុនបង់ពន្ធ ធៀបនឹងទ្រព្យសកម្មសរុប(ក/ខ)	២,០៨%
ក- ចំណេញសុទ្ធមុនបង់ពន្ធ	២២.៨៦២.១៤៧
ខ- ទ្រព្យសកម្មសរុប	១.០៩៨.៦៥៧.៤១០

ចំណូល	ដុល្លារអាមេរិក
៣៤ ចំណាយពន្ធ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	០,៤២%
ក- ចំណាយពន្ធ	៤.៦៤៩.៧២១
ខ- ទ្រព្យសកម្មសរុប	១.០៩៨.៦៥៧.៤១០
៣៥ កម្រិតការប្រាក់ ធៀបនឹងចំណូលដុល [(ក-ខ)/គ]	៥៦,៩២%
ក- ចំណូលការប្រាក់	៤៨.៩០៣.៤៨៦
ខ- ចំណាយការប្រាក់	១៦.៤៩៥.២៣៦
គ- ចំណូលដុល	៥៦.៩៣៧.៤១០
៣៦ ចំណូលមិនមែនការប្រាក់ ធៀបនឹងចំណូលដុល (ក/ខ)	១៤,១១%
ក- ចំណូលមិនមែនការប្រាក់	៨.០៣៣.៩២៤
ខ- ចំណូលដុល	៥៦.៩៣៧.៤១០
៣៧ ចំណាយមិនមែនការប្រាក់ ធៀបនឹងចំណូលដុល (ក/ខ)	២៩,៧៦%
ក- ចំណាយមិនមែនការប្រាក់	១៦.៩៤៥.១៨៨
ខ- ចំណូលដុល	៥៦.៩៣៧.៤១០
៣៨ ចំនួនដងនៃការរកចំណូលការប្រាក់ [(ក+ខ)/គ]	២៣៨,៦០%
ក- ចំណេញមុនបង់ពន្ធ	២២.៨៦២.១៤៧
ខ- ចំណាយការប្រាក់	១៦.៤៩៥.២៣៦
គ- ចំណាយការប្រាក់	១៦.៤៩៥.២៣៦

សាច់ប្រាក់ងាយស្រួល	ដុល្លារអាមេរិក
៣៩ ទ្រព្យសកម្មងាយស្រួល ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	២៨,៤៨%
ក- ទ្រព្យសកម្មងាយស្រួល	៣១២.៩២៦.៦០១
ខ- ទ្រព្យសកម្មសរុប	១.០៩៨.៦៥៧.៤១០
៤០ បំណុលរយៈពេលខ្លី ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	៨៥,៤៣%
ក- បំណុលរយៈពេលខ្លី (តិចជាង១ឆ្នាំ)	៩៣៨.៥៨៦.២៨៥
ខ- ទ្រព្យសកម្មសរុប	១.០៩៨.៦៥៧.៤១០
៤១ ទ្រព្យសកម្មងាយស្រួលសុទ្ធ [(ក-ខ)/គ]	-៦៣,៦៨%
ក- ទ្រព្យសកម្មងាយស្រួល	៣១២.៩២៦.៦០១
ខ- បំណុលរយៈពេលខ្លី (តិចជាង១ឆ្នាំ)	៩៣៨.៥៨៦.២៨៥
គ- បំណុលសរុប	៩៨២.៤៥៥.១១១
៤២ អនុបាតងាយស្រួល (ក/ខ)	៣៣,៣៤%
ក- ទ្រព្យសកម្មងាយស្រួល	៣១២.៩២៦.៦០១
ខ- បំណុលរយៈពេលខ្លី	៩៣៨.៥៨៦.២៨៥
៤៣ ប្រាក់បញ្ញើ ធៀបនឹងឥណទានសរុប (ក/ខ)	១១៩,៧៣%
ក- ប្រាក់បញ្ញើអតិថិជនសរុប	៧៩០.៧៨៣.២១៤
ខ- ឥណទានអតិថិជន (ដុល)	៦៦០.៤៥៩.៥៦៧



បណ្តាញរបស់ធនាគារ

១៦៨ បណ្តាញធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
១៧០ បណ្តាញសាខារបស់ក្រុមហ៊ុនមេ



បណ្តាញធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី



ទីតាំងសាខាធនាគារ

សាខានរោត្តម ខាងជើង

អគារលេខ ២០អា-បេ មហាវិថីព្រះនរោត្តម
កែងផ្លូវលេខ ១១៨ សង្កាត់ផ្សារចាស់
ខណ្ឌដូនពេញ រាជធានីភ្នំពេញ

សាខានរោត្តម ខាងត្បូង

អគារលេខ២១៦ (អគារអាយខុន)
មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន រាជធានីភ្នំពេញ

សាខាមហាវិថីព្រះសីហនុ

ផ្ទះលេខ៥៧អេហ្វ មហាវិថីព្រះសីហនុ
សង្កាត់ចតុមុខ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ

សាខាមហាវិថីម៉ៅសេទុង

ផ្ទះលេខ១៨៧ អ៊ី០អ៊ី១ មហាវិថីម៉ៅសេទុង
សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន
រាជធានីភ្នំពេញ

សាខាអូឡាំពិក

ផ្ទះលេខ២០១ មហាវិថីហ្សាវាហារឡាល
នេហ៍រុ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក
រាជធានីភ្នំពេញ

សាខាទួលគោក

ផ្ទះលេខ១៥០អេហ្វ២ដេ អ៊ី០អ៊ី១ ផ្លូវ២៨៩
សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក
រាជធានីភ្នំពេញ

សាខាផ្សារហេងលី

ផ្ទះលេខ១២ហ្សេត ផ្លូវលេខ ២៧១
សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក
រាជធានីភ្នំពេញ

សាខាបាក់ទូក

ជាន់ផ្ទាល់ដី អគារវីត្រាស់ ផ្លូវ១៦៩
សង្កាត់វាលវែង ខណ្ឌ ៧មករា រាជធានីភ្នំពេញ

សាខាទឹកថ្លា

ជាន់ផ្ទាល់ដី អគារកាលីហ្វ័រនីញ៉ា
សូសលហៅស៍ មហាវិថីសហព័ន្ធរុស្ស៊ី
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
រាជធានីភ្នំពេញ

សាខា Exchange Square

ជាន់ផ្ទាល់ដី អគារ Exchange Square ផ្លូវ
៥១-៦១ និងផ្លូវ ១០២-១០៦ សង្កាត់វត្តភ្នំ
ខណ្ឌដូនពេញ រាជធានីភ្នំពេញ

សាខាព្រះសីហនុ

ផ្ទះលេខ៩០ វិថីកក្កដា សង្កាត់លេខ៤
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សាខាព្រះសៀមរាប

ផ្ទះលេខ៣៨-៣៩-៤០ វិថីព្រះស៊ីវត្តា
សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
ខេត្តសៀមរាប

សាខាព្រះបាទជ័យវរ្ម័ន

ផ្ទះលេខ៩៨-៩៩ សង្កាត់ស្វាយប៉ោ
ព្រះបាទជ័យវរ្ម័ន ខេត្តបាត់ដំបង

សាខាព្រះបាទជ័យវរ្ម័ន

ភូមិ៤ សង្កាត់វាលវែង ក្រុងកំពង់ចាម
ខេត្តកំពង់ចាម



មជ្ឈមណ្ឌល
CIMB PREFERRED

នរោត្តមខាងជើង

អគារលេខ ២០អា-បេ មហាវិថីព្រះនរោត្តម
កែងផ្លូវលេខ ១១៨ សង្កាត់ផ្សារចាស់
ខណ្ឌដូនពេញ រាជធានីភ្នំពេញ

នរោត្តមខាងត្បូង

អគារលេខ២១៦ (អគារអាយខុន)
មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន រាជធានីភ្នំពេញ

អូឡាំពិក

ផ្ទះលេខ២០១ មហាវិថីហ្សាវាហារឡាល
នេហ៍រុ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក
រាជធានីភ្នំពេញ

ម៉ៅសេទុង

ផ្ទះលេខ១៨៧ អ៊ី០អ៊ី១ មហាវិថីម៉ៅសេទុង
សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន
រាជធានីភ្នំពេញ

ផ្សារហេងលី

ផ្ទះលេខ១២ហ្សេត ផ្លូវលេខ ២៧១
សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក
រាជធានីភ្នំពេញ

បាក់ទូក

ជាន់ផ្ទាល់ដី អគារវីត្រាស់ ផ្លូវ១៦៩
សង្កាត់វាលវែង ខណ្ឌ ៧មករា រាជធានីភ្នំពេញ

សាខាទឹកថ្លា

ជាន់ផ្ទាល់ដី អគារកាលីហ្វ័រនីញ៉ា សូសលហៅស៍
មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ព្រះសៀមរាប

ផ្ទះលេខ៣៨-៣៩-៤០ វិថីព្រះស៊ីវត្តា
សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
ខេត្តសៀមរាប



ទីតាំងម៉ាស៊ីន ATM

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ស្ថានីយ៍អ្នកដំណើរមកដល់ ក្នុងអាកាស
យានដ្ឋានអន្តរជាតិភ្នំពេញ ផ្លូវជាតិលេខ៤
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ផ្សារទំនើប ម៉ាក្រូ

អគារលេខ៥៧៣៤ ផ្លូវ១០០៣
ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
រាជធានីភ្នំពេញ

ផ្សារទំនើប The Park Community Mall

ផ្លូវជាតិលេខ១ សង្កាត់និរោទ ខណ្ឌច្បារអំពៅ
រាជធានីភ្នំពេញ

ស្ថានីយប្រេងឥន្ធនៈ លីម ឡុង (វេង ស្រែង)

ដីឡូត៍លេខ៩៩ មហាវិថីវេងស្រែង
សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ

តូតាល់ (មុនីវង្ស)

អគារលេខ៣៧០ ផ្លូវ៩៣ កែងផ្លូវ៣១០
សង្កាត់បឹងកេងកង១ ខណ្ឌចំការមន
រាជធានីភ្នំពេញ

អគារ Raintree

អគារលេខ២៩៩ ផ្លូវព្រះអង្គឡុង សង្កាត់វត្តភ្នំ
ខណ្ឌដូនពេញ រាជធានីភ្នំពេញ

រោងចក្រស្រាបៀរអង្គរ (ខេត្តព្រះសីហនុ)

ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ

ផ្សារទំនើប អ៊ីអន

ក្រោយហាង Adidas ផ្សារទំនើបអ៊ីអន
អគារលេខ១៣២ មហាវិថីសម្តេចសុធារស
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
រាជធានីភ្នំពេញ

អគារ Exchange Square

ជាន់ថ្នាល់ដី អគារ Exchange Square
ផ្លូវ ៥១-៦១ និងផ្លូវ ១០២-១០៦
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

សណ្ឋាគារ និងភោជនីយដ្ឋាន Royal Inn

ផ្ទះលេខ១២៨០៦-៧-៨ មហាវិថីសម្តេច
សុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
រាជធានីភ្នំពេញ

ស្ថានីយប្រេងឥន្ធនៈ តូតាល់ (កម្ពុជាក្រោម)

អគារលេខ៧៩៨ ផ្លូវ១២៨ សង្កាត់ទឹកល្អក់
ខណ្ឌទួលគោក រាជធានីភ្នំពេញ

តូតាល់ (ផ្លូវ២៧១)

ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន
រាជធានីភ្នំពេញ

អគារ The Bridge

អគារ The Bridge SoHo ភូមិ១៤
ផ្លូវរដ្ឋសភាជាតិ សង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន រាជធានីភ្នំពេញ

ផ្សារ Angkor Mini Mart (ខេត្តសៀមរាប)

វិថីព្រះស៊ីវត្តា សង្កាត់ស្វាយដង្គំ
ក្រុងសៀមរាប ខេត្តសៀមរាប

ផ្សារទំនើប អ៊ីអន សែន សុខ

ជាន់ទី២ នៃផ្សារទំនើបអ៊ីអន ភូមិបាយ៉ាប
សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ
រាជធានីភ្នំពេញ

ណាហ្គាវើល ១ និង ណាហ្គាវើល ២

ផ្លូវសម្តេចតេជោហ៊ុនសែន រាជធានីភ្នំពេញ

ស្ថានីយប្រេងឥន្ធនៈ ភីធីធី (ពោធិ៍ចិនតុង)

ផ្ទះលេខ៧A មហាវិថីសហព័ន្ធរុស្ស៊ី
សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ

ស្ថានីយប្រេងឥន្ធនៈ តូតាល់ (ភ្នំពេញថ្មី)

ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
រាជធានីភ្នំពេញ

ផ្សារទំនើប EDEN GARDEN

មជ្ឈមណ្ឌលរាជធានីភ្នំពេញ សង្កាត់ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ផ្សារទំនើប Samai

អគារលេខ០២ ផ្លូវ៣៣៧ សង្កាត់បឹងកក់ទី១
ខណ្ឌទួលគោក រាជធានីភ្នំពេញ

ផ្សារទំនើប ម៉ាក្រូ (ខេត្តសៀមរាប)

ផ្លូវជាតិលេខ៦ ភូមិគោកត្នោត ឃុំកណ្តោក
ស្រុកប្រាសាទ បាគង ខេត្តសៀមរាប

បណ្តាញសាខាបេសកកម្ម

■ CIMB Group Holdings Berhad

Level 13, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur, Malaysia
Tel: 603 2261 8888
Fax: 603 2261 8899
Website: www.cimb.com

■ CIMB Bank Berhad

Level 17, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur, Malaysia
Tel: 603 2261 8888
Fax: 603 2261 8899
Website: www.cimb.com

■ CIMB Investment Bank Berhad

Level 17, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur, Malaysia
Tel: 603 2261 8888
Fax: 603 2261 8899
Website: www.cimb.com

■ CIMB Islamic Bank Berhad

Level 17, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur, Malaysia
Tel: 603 2261 8888
Fax: 603 2261 8899
Website: www.cimb.com

■ PT Bank Cimb Niaga Tbk

16th Floor, Ji. Jend
Sudirman Kav. 58
Graha CIMB Niaga
Jakarta 12190, Indonesia
Tel: 6221 250 5252
Fax: 6221 252 6749
Website: www.cimbniaga.com

■ CIMB Thai Bank Public Company Limited

44, Langsuan Road
Lumpini, Pathumwan
Bangkok 10330, Thailand
Tel: 662 638 8000
662 626 7000
Fax: 662 657 3333
Website: www.cimbthai.com

■ CIMB Bank Plc

20AB Corner Preah Norodom
Boulevard & Street 118
Sangkat Phsar Chas
Phnom Penh 12203
Kingdom of Cambodia
Tel: 855 23 988 388
Fax: 855 23 988 099
Website: www.cimbbank.com.kh

■ CIMB Bank (Vietnam) Limited

Level 2, CornerStone Building
16 Phan Chu Trinh
Hoan Kiem District
Hanoi, Vietnam
Tel: 84 4 3266 3388
Fax: 84 4 3266 3389
Website: www.cimbbank.com.vn

■ CIMB Bank (L) Limited

Level 14(A), Main Office Tower
Financial Park Labuan
Jalan Merdeka
87000 W P Labuan, Malaysia
Tel: 6087 597 500
Fax: 6087 597 501
Website: www.cimb.com

■ CIMB Bank Berhad

Singapore Branch
#09-01, Singapore Land Tower
50, Raffles Place 048623
Singapore
Tel: 65 6337 5115
Fax: 65 6337 5335
Website: www.cimb.com

■ CIMB Bank Berhad

London Branch
Ground Floor, 27, Knightsbridge
London SW1X 7LY
United Kingdom
Tel: 44 0 20 7201 3150
Fax: 44 0 20 7201 3151
Website: www.cimb.com

■ CIMB Bank Berhad

Shanghai Branch
Unit 1805-1807, AZIA Centre
1233, Lujiazui Ring Road
Pudong New District
Shanghai 200120, China
Tel: 86 21 2026 1888
Fax: 86 21 2026 1988
Website: www.cimb.com

■ CIMB Bank Berhad

Hong Kong Branch
25th Floor, Gloucester Tower
The Landmark, 15 Queen's Road
Central, Hong Kong
Tel: 852 2586 7288
Fax: 852 2556 3863
Website: www.cimb.com

■ CIMB Bank Berhad

Philippines Branch
Ground Floor, ORE Central
Building 9th Avenue Corner
31st Street Bonifacio Global
City, Taguig 1634 Philippines
Tel: 63 2 249 9000
Fax: NIL
Website: www.cimb.com

■ CIMB Bank Berhad

Labuan Offshore Branch
Level 14(A), Main Office Tower
Financial Park Labuan
Jalan Merdeka 87000 W P
Labuan, Malaysia
Tel: 6087 597 500
Fax: 6087 597 501
Website: www.cimb.com

■ CIMB Investment Bank Berhad

Brunei Branch
14th Floor, PGGMB Building
Jalan Kianggeh
Bandar Seri Begawan BS8111
Brunei Darussalam
Tel: 673 224 1888
Fax: 673 224 0999
Website: www.cimb.com

■ **CIMB Thai Bank Pcl**

Vientiane Branch

010, Lanexang Avenue
Unit 2, Ban Hatsadi
Chanthabury District
Vientiane, Lao PDR

Tel: 856 21 255 355
Fax: 856 21 255 356
Website: www.cimb.com

■ **Touch 'N Go Sdn. Bhd.**

Tower 6, Avenue 5,
Bangsar South
No. 8, Jalan Kerinchi
59200 Kuala Lumpur, Malaysia

Tel : 603 2714 8000
Fax : 603 2714 8001
Website : www.touchngo.com.my

■ **CIMB Trust Limited**

Level 14(A), Main Office Tower
Financial Park Labuan
Jalan Merdeka
87000 W P Labuan, Malaysia

Tel : 6087 414 252
Fax : 6087 411 855
Website: www.cimb.com

■ **CIMB Islamic Trustee Berhad**

Level 21, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur, Malaysia

Tel : 603 2261 8888
Fax : 603 2261 8899
Website: www.cimb.com

■ **CIMB Commerce Trustees Berhad**

Level 21, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur, Malaysia

Tel : 603 2261 8888
Fax : 603 2261 8899
Website: www.cimb.com

■ **iCIMB (Malaysia) Sdn. Bhd.**

19th Floor, Tower 5, Avenue 7
Bangsar South
No. 8, Jalan Kerinchi
59200 Kuala Lumpur, Malaysia

Tel : 603 2180 7198
Fax : 603 2180 7100
Website: www.cimb.com

■ **iCIMB (MSC) Sdn. Bhd.**

19th Floor, Tower 5, Avenue 7
Bangsar South
No. 8, Jalan Kerinchi
59200 Kuala Lumpur, Malaysia

Tel : 603 2180 7198
Fax : 603 2180 7100
Website: www.cimb.com

■ **CIMB Foundation**

Level 17, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur, Malaysia

Tel: 603 2261 8888
Fax: 603 2261 8889
Website: www.cimbfoundation.com

■ **CIMB Bancom Capital Corporation**

28th Floor, ORE Central Building
9th Avenue Corner 31st Street
Bonifacio Global City
Taguig, 1634 Philippines

Tel: NIL
Fax: NIL
Website: www.cimb.com

■ **CIMB Investment Bank (Private) Limited**

Level 33, West Tower
World Trade Centre,
Echelon Square
Colombo 01, Sri Lanka

Tel: 94 11 234 8888
Fax: 94 11 244 1801
Website: www.cimb.com

■ **CGS-CIMB Holdings Sdn Bhd**

Level 13, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur, Malaysia

Tel: 603 2261 8888
Fax: 603 2261 8899
Website: www.cimb.com

■ **CGS-CIMB Securities International Pte. Ltd.**

#16-02, Singapore Land Tower
50, Raffles Place 048623
Singapore

Tel: 65 6225 1228
Fax: 65 6225 1522
Website: www.cimb.com

■ **CIMB Bank Berhad**

Yangon Representative Office

1008, Level 10, Sakura Tower
Kyauktada Township
Yangon, Myanmar

Tel: 951 8255 430
Fax: 951 8255 430
Website: www.cimb.com

■ **CIMB Bank Berhad**

Mumbai Representative Office
Plot No.C-59, G – Block, Platina
Office No.603A, 6th Floor
Bandra Kurla Complex
Bandra (East), Mumbai 400051
India

Tel: 91 22 6671 1570
91 02 2650 0330
Fax: NIL
Website: www.cimb.com

www.cimbbank.com.kh

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

២០អាបេ មហាវិថីព្រះនរោត្តម

កែងផ្លូវ១១៨ សង្កាត់ផ្សារចាស់

រាជធានីភ្នំពេញ

១២២០៣ ព្រះរាជាណាចក្រកម្ពុជា